

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

និង របាយការណ៍របស់សន្តករឯករាជ្យ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល

គិតត្រឹម និង សម្រាប់រយៈពេល៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

១ - ៦

របាយការណ៍របស់សវនករឯករាជ្យ

៧ - ១២

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល

១៣

របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល

១៤ - ១៥

របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល

១៦ - ១៧

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល

១៨ - ១៩

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល

២០

របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេល

២១

របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល

២២ - ២៣

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល

២៤ - ២៥

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

២៦ - ២៤៥

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុមធ្វើឡើងក្នុងរយៈពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និងក្រុមហ៊ុន បុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេលរបស់ធនាគារ គិតត្រឹម និង សម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ដែលតទៅនេះ ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។

អំពីសម្ព័ន្ធធនាគារ និងធនាគារ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបាន បង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារ ឯកទេស ដែលមានទីស្នាក់ការកណ្តាលនៅ រាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រ កម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេលបីឆ្នាំគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារ ត្រូវបានប្តូរសារជាថ្មីម្តងទៀតទៅជាអាជ្ញាបណ្ណ អចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ធនាគារ អាចបង្កើតការិយាល័យបន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីរួចហើយ ដោយចុះបញ្ជីផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម (“MOC”) និងត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិ នៃ កម្ពុជា។

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជាតិនៃក្នុងការចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា (“ធមក”)។ ភាគហ៊ុន ថ្មីត្រូវបានបោះផ្សាយចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ក្នុងតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន នៅក្នុង តម្លៃបោះផ្សាយ ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក)ក្នុងមួយភាគហ៊ុន។ ធនាគារទទួលបានទឹកប្រាក់ពីការបោះផ្សាយលក់ មូលបត្រជាសាធារណៈលើកដំបូង (“IPO”) ចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងចំណាយថ្លៃដើមអស់ ១.០៣១.០២៥ ដុល្លារអាមេរិក ដែលទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុន សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានដាក់លិខិតស្នើសុំ ទៅធនាគារជាតិ នៃ កម្ពុជា ក្នុងការបង្កើនដើមទុន ហើយត្រូវបានអនុម័តនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ការកែប្រែលក្ខន្តិកៈ ធនាគារ ក៏ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមាន អេស៊ីលីដា ឡារ លីមីតធីត (ហៅកាត់ថា “ABL”) និង ស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ហៅកាត់ថា “AMM”) គឺនៅក្នុងវិស័យហិរញ្ញវត្ថុ និងមានប្រតិបត្តិការ ២៦៥ ការិយាល័យទូទាំងខេត្តក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ធនាគារមាន ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (ហៅ កាត់ថា “ACS”) គឺនៅក្នុងវិស័យមូលបត្រ និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក (ហៅកាត់ថា “AUB”) គឺនៅ ក្នុងវិស័យអប់រំ។

អំពីសម្ព័ន្ធធនាគារ និងធនាគារ (ត)

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តកម្មលម្អិតកម្ពុជា (“ន.ម.ក”) បានអនុម័តសំណើរបស់ធនាគារសម្រាប់ជាភ្នាក់ងារទូទាត់សាច់ប្រាក់ ភ្នាក់ងារចុះបញ្ជី និងភ្នាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ACS ជាភ្នាក់ងារមូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែតងនៅលើទីផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណា ធនាគារនៅមិនទាន់បានបោះផ្សាយមូលបត្របំណុលបែតងណាមួយនោះទេ ដោយគិតត្រឹមកាលបរិច្ឆេទរាយការណ៍។

សកម្មភាពអាជីវកម្មចម្បង

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងទាំងនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០% ហើយសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង ហើយសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់សេវាជាល្អប្រសើរដល់សាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (“គ.ម.ក”) (បច្ចុប្បន្ន ជា ន.ម.ក)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AUB ចំនួន ៧៦,៦០៩% ហើយសកម្មភាពអាជីវកម្មចម្បង គឺបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញហិរញ្ញវត្ថុ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AMM ទាំងស្រុង និង AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជា ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងសកម្មភាពផ្សេងៗទៀតដែលអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុក្នុងប្រទេសមីយ៉ាន់ម៉ា។

លទ្ធផលហិរញ្ញវត្ថុចន្លោះពេល

លទ្ធផលហិរញ្ញវត្ថុចន្លោះពេលដែលបានធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ និង ធនាគារ សម្រាប់ដំណាច់ ការិយបរិច្ឆេទសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេលនៅលើទំព័រទី១៤-១៥ និងទំព័រទី ២១។

ធនាគារ បានប្រកាស និងទូទាត់ភាគលាភ ក្នុងអំឡុងការិយបរិច្ឆេទ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានចំនួន ២៤.២៣៨.៩២៤ ដុល្លារអាមេរិក (ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មានចំនួន ១៤.៨០៥.៤៨០ ដុល្លារអាមេរិក)។

ដើមទុន និង បុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមបន្ថែមទាក់ទងដោយផ្ទាល់លើការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងមូលធនបន្ទាប់ពីបានកាត់ពន្ធពីសាច់ប្រាក់ទទួលបានពីការលក់ភាគហ៊ុន។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់លុបចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនពេញលេញ សម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងឥណទានសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាព ណាមួយដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទាន អាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិន អាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចប្រើប្រាស់ និងទទួលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល របស់សម្ព័ន្ធធនាគារ និង ធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទ ហិរញ្ញវត្ថុមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (ខ) ពុំមានបំណុលយថាហេតុណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារចាប់តាំងពី ចុងការិយបរិច្ឆេទមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និង ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹង មានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ ឬធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅ ក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងបណ្តាលឱ្យចំនួនណា មួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុង ការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ រហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផល នៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

▪ លោក នាយ សៀន	ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត អ៊ិន ចាន់នី	សមាជិក (អភិបាលប្រតិបត្តិ)
▪ លោក Kyosuke Hattori	សមាជិក (អភិបាលមិនប្រតិបត្តិ) (លាលប់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥)
▪ បណ្ឌិត Albertus Bruggink	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ លោក Stéphane Mangiavacca	សមាជិក (អភិបាលមិនប្រតិបត្តិ) (លាលប់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥)
▪ លោក Kay Lot	សមាជិក (អភិបាលឯករាជ្យ)
▪ លោក Pieter Kooi	សមាជិក (អភិបាលឯករាជ្យ)
▪ បណ្ឌិត ហេង ឌីណា	សមាជិក (អភិបាលឯករាជ្យ)
▪ លោកស្រី Phurik Ratana	សមាជិក (អភិបាលឯករាជ្យ)

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

▪ បណ្ឌិត អ៊ិន ចាន់នី	ប្រធាននាយកប្រតិបត្តិ
▪ លោកស្រី ម៉ារ អមរា	គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ
▪ លោក លី ថៃ	គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច
▪ លោកស្រី ប៊ុត ប៊ុនសីហា	គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និង លេខាធិការក្រុមហ៊ុន
▪ លោក ម៉ាថេ ធារី	គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ព័ត៌មានវិទ្យា
▪ បណ្ឌិត ឡីង សុភាព	គណៈប្រធាននាយកប្រតិបត្តិហានិភ័យ
▪ លោក យ៉ិន វីរៈ	គណៈប្រធាននាយកប្រតិបត្តិគណនេយ្យ
▪ លោកស្រី សុខ សោភា	គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលត្រូវបានរៀបចំឡើង និងបានបង្ហាញ ត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុចន្លោះពេល គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លទ្ធផល ហិរញ្ញវត្ថុចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ ដែលបានបញ្ចប់ និងបម្រែបម្រួលមូលធន និងលំហូរសាច់ប្រាក់ ចន្លោះពេលដែលពាក់ព័ន្ធ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់របស់សម្ព័ន្ធធនាគារ និងធនាគារ ដោយអនុលោម តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ។

ការទទួលខុសត្រូវរបស់អ្នកក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ ក្រុមប្រឹក្សាភិបាល ចាំបាច់ត្រូវតែ៖

- (i) អនុលោមតាមគោលនយោបាយគណនេយ្យដ៏សមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឱ្យមានសង្គតិភាព
- (ii) អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មាន ដែលអនុលោមទៅតាម ស.វ.ទ.ហ.អ.ក ឬប្រសិនបើមានការប្រាសចាកណាមួយ ក្នុងការបង្ហាញឱ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានសមស្រប នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលក្នុងមូលដ្ឋាននៃការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមិនមានភាពសមស្របដែលសន្មតថាសម្ព័ន្ធធនាគារ និងធនាគារនឹងបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មនាពេលអនាគត
- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឱ្យមានប្រសិទ្ធភាព តាមការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និង
- (vi) ការថែរក្សាទ្រព្យសម្បត្តិរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យបានសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យឃើញនូវការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល ធានាអះអាងថា សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តតាមរាល់តម្រូវការដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។



លោកស្រី ម៉ារ អមរា

គណៈប្រធាននាយកប្រតិបត្តិដាន់ខ្ពស់ហិរញ្ញវត្ថុ



ហ្វូតិត អ៊ិន ចាន់នី

ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល ព្រមទាំងកំណត់សម្គាល់ទាំងឡាយដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅ ទំព័រទី ២៦ ដល់ទី ២៤៥ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលគិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លទ្ធផលហិរញ្ញវត្ថុឆ្នោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ ដែលបានបញ្ចប់ និង បម្រែបម្រួលមូលធន និងលំហូរសាច់ប្រាក់ចន្លោះពេលដែលពាក់ព័ន្ធ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់របស់ សម្ព័ន្ធធនាគារ និងធនាគារ បានអនុលោមទៅតាម ស.រ.ទ.ហ.អ.ក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។



ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។

លោក នាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥



**របាយការណ៍សវនករឯករាជ្យ
ជូនភាគទុនិកធនាគារ អេស៊ីលីដា ភីអិលស៊ី**

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ដែលតទៅនេះទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា សម្ព័ន្ធធនាគារ) និងស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេលរបស់ធនាគារគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និង លទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល សម្រាប់រយៈពេល ៣ខែ និង ៦ខែ ដែលបានបញ្ចប់ ព្រមទាំងបម្រែបម្រួលមូលធននិងលំហូរសាច់ប្រាក់រួម និងដោយឡែកចន្លោះពេលដែលពាក់ព័ន្ធ សម្រាប់រយៈពេល៦ខែ ដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
- របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល សម្រាប់រយៈពេល៣ខែ និង ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
- របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល សម្រាប់រយៈពេល៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
- របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល សម្រាប់រយៈពេល៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
- របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេល សម្រាប់រយៈពេល៣ខែ និង ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល សម្រាប់រយៈពេល៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល សម្រាប់រយៈពេល៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និង ព័ត៌មានពន្យល់ផ្សេងៗទៀត។



មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេលនៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដែលអនុលោមទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វិជ្ជាជីវៈ) រួមជាមួយនឹងវិធានឯករាជ្យនៃធនាគារជាតិ នៃ កម្ពុជា (NBC) និង និយ័តកម្មលុបប្រកម្ពុជា (ន.ប.ក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មចំពោះរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែក នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌ វិជ្ជាជីវៈ។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗគឺជាបញ្ហាទាំងឡាយណាដែលនៅក្នុងការវិនិច្ឆ័យវិជ្ជាជីវៈរបស់យើងខ្ញុំ មានសារៈសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ក្នុងការិយបរិច្ឆេទ។ យើងខ្ញុំកំណត់បញ្ហាសវនកម្មសំខាន់ៗមួយគឺ សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន។ បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេលទាំងមូល និងនៅក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ហើយយើងខ្ញុំមិនបញ្ចេញមតិយោបល់ដាច់ដោយឡែកចំពោះបញ្ហានេះទេ។

បញ្ហាសវនកម្មសំខាន់	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ នៃ ឥណទាន និងបុរេប្រទាន ឥណទាន និងបុរេប្រទាន មានចំនួនប្រមាណ ៦២,៥៥% និង ៦២,២០% នៃទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារនិងធនាគារ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ផលបត្រឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមាន ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន (ទាំងក្រុមហ៊ុនសាជីវកម្ម និង ឯកត្តជន) ក្នុងវិស័យអាជីវកម្មសម្រាប់ការលក់បោះដុំ និងលក់រាយ សេវាកម្ម និងកសិកម្ម ។ល។ សូមយោងទៅកំណត់សម្គាល់ ៤១.១(ឃ)(២) សម្រាប់ ព័ត៌មានលម្អិត។	នីតិវិធីសវនកម្មរបស់យើង មានដូចខាងក្រោម៖ • ធ្វើបច្ចុប្បន្នភាពការស្វែងយល់របស់យើង វាយតម្លៃ លើការកំណត់ និងការអនុវត្ត ព្រមទាំងពិនិត្យលើប្រសិទ្ធភាពនៃការគ្រប់គ្រងសំខាន់ៗ ទៅលើសំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ។ ការត្រួតពិនិត្យទាំងនេះ ក្នុងចំណោមការត្រួតពិនិត្យផ្សេងៗទៀត រួមមាន៖ - ការត្រួតពិនិត្យលើការស្នើសុំឥណទាន និងត្រួតពិនិត្យលើឥណទាន - ការកំណត់កំណើនហានិភ័យឥណទានជាសាវ័ន្ត - ការត្រួតពិនិត្យលើលទ្ធភាពសងរបស់អ្នកខ្ចី - ការត្រួតពិនិត្យឡើងវិញជាញឹកញាប់នៃតម្លៃទ្រព្យធានា និង

បញ្ហាសវនកម្មសំខាន់	នីតិវិធីដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
គំរូនៃការខាតបង់ឥណទានរំពឹងទុក (ECL) របស់សម្ព័ន្ធធនាគារ និងធនាគារ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការធ្វើសវនកម្មរបស់យើង ដោយសារវាតម្រូវឱ្យប្រើប្រាស់គំរូសុគតស្មាញ និងការសន្មតសំខាន់ៗ អំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងស្ថានភាពឥណទាន។ គំរូ ECL នេះតម្រូវឱ្យមានការវិនិច្ឆ័យល្អិតល្អន់ និងបកស្រាយនៅក្នុងការអនុវត្តទៅតាមតម្រូវការរបស់ CIFRS ៩ ស្តីពីឧបករណ៍ហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញអំពីការប៉ាន់ស្មានភាពមិនច្បាស់លាស់ ក្នុងកម្រិតខ្ពស់។ ការវិនិច្ឆ័យសំខាន់ៗ ក្នុងការអនុវត្តតាមតម្រូវការគណនេយ្យ សម្រាប់ការវាស់វែង ECL មានដូចខាងក្រោម៖ • ដាក់ជាក្រុមនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នាក្នុងគោលបំណងសម្រាប់ការវាស់វែង ECL។ • ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL។ • កំណត់លក្ខណៈវិនិច្ឆ័យ សម្រាប់កំណត់រកឥណទានអតិថិជន ដែលមានកំណើនហានិភ័យឥណទានជាសាវ័ន្ត (SICR) និង • អនុវត្តការសន្មត និងការវិភាគចំពោះលំហូរសាច់ប្រាក់រំពឹងទុកនាពេលអនាគត និងព័ត៌មានដែលរំពឹងមើលទៅថ្ងៃអនាគត។ សេចក្តីលម្អិតនៃគោលការណ៍គណនេយ្យ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងការប៉ាន់ស្មានភាពមិនច្បាស់លាស់ ក៏ដូចជាការគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ២(ង)(vii) កំណត់សម្គាល់ ៤ និងកំណត់សម្គាល់ ៤១.១ នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។	- ភាពត្រឹមត្រូវនៃការបញ្ចូលទិន្នន័យ។ • វាយតម្លៃថាតើវិធីសាស្ត្រ និងការសន្មតដែលបានប្រើប្រាស់នៅក្នុងគំរូ ECL មានសង្គតិភាព ជាមួយនឹងតម្រូវការរបស់ CIFRS ៩ ឬទេ។ • ពិនិត្យគំរូឥណទាន ដើម្បីពិនិត្យអំពីភាពសមស្របនៃការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងដំណាក់កាលរបស់វា ព្រមទាំងវាយតម្លៃចំពោះការវាយតម្លៃ និងការសន្និដ្ឋានរបស់គណៈគ្រប់គ្រងទៅលើលទ្ធភាព នៃការសងប្រាក់ត្រឡប់មកវិញ និងចំណាត់ថ្នាក់ឥណទានដែលបានជ្រើសរើស។ • វាយតម្លៃទៅលើដំណើរការ ដែលគណៈគ្រប់គ្រងបានប្រើប្រាស់ដើម្បីបង្កើតព័ត៌មាននាពេលអនាគត ដែលបានប្រើក្នុងគំរូ ECL និងផ្ទៀងផ្ទាត់ភាពសមស្របរបស់វា ដោយធៀបជាមួយនឹងព័ត៌មានជាសាធារណៈ និងការយល់ដឹងរបស់យើង ចំពោះផលបត្រឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ និងវិស័យអាជីវកម្ម ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ។ ជាងនេះទៅទៀត យើងបានវាយតម្លៃកម្រិតនៃការពាក់ព័ន្ធចម្បងរបស់កត្តាម៉ាក្រូសេដ្ឋកិច្ចដែលបានជ្រើសរើសចំពោះ អត្រានៃការមិនសងប្រាក់ ក៏ដូចជាផលប៉ះពាល់នៃបម្រែបម្រួល ECL ទាំងនេះ។ • ពិនិត្យទៅលើភាពត្រឹមត្រូវ នៃធាតុចូលសំខាន់ៗដែលបានបញ្ចូលទៅក្នុងគំរូ ECL ដោយធ្វើការប្រៀបធៀបជាមួយនឹងប្រព័ន្ធនៃប្រភពឯកសារ និងឯកសារ។ • គណនាឡើងវិញនូវមូលដ្ឋានគំរូ ECL ដើម្បីពិនិត្យមើលភាពត្រឹមត្រូវ នៃការគណនាគំរូ ECL។ • វាយតម្លៃលើភាពគ្រប់គ្រាន់ នៃការលាតត្រដាងព័ត៌មាន ដើម្បីធានានូវការអនុលោមតាម CIFRS ៩។ ជាលទ្ធផលនៃនីតិវិធីទាំងនេះ យើងបានកំណត់ថាការសន្មតសំខាន់ៗនៃការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង គឺមានភាពសមស្រប ផ្អែកទៅតាមភស្តុតាងដែលមាន។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ពុំបានគ្របដណ្តប់ទៅលើ ព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល យើងខ្ញុំ ទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះ មាន ភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើ លទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្នែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើត ចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវ រាយការណ៍ ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះ របាយការណ៍ហិរញ្ញវត្ថុតួរ និង ដោយឡែកចន្លោះពេល

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល និងបង្ហាញ របាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែល គណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ឱ្យច្រៀសផុត ពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល គណៈគ្រប់គ្រងទទួលខុសត្រូវក្នុង ការវាយតម្លៃអំពីលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែល ពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាព អាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬ ដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុ របស់សម្ព័ន្ធធនាគារ និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថាវាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាជាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយគាត់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមែន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីគាត់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា អាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ចំពោះការលាតត្រដាងពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ឬប្រសិនបើការលាតត្រដាងនោះមានទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យសម្ព័ន្ធធនាគារ និងធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ ចេតនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល បង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- រៀបចំផែនការ និងធ្វើសវនកម្មសម្ព័ន្ធនាគារដើម្បីទទួលបាននូវភស្តុតាងសវនកម្មសមស្របនិងគ្រប់គ្រាន់ចំពោះព័ត៌មានហិរញ្ញវត្ថុចន្លោះពេលរបស់ក្រុមហ៊ុននានា ឬផ្នែកអាជីវកម្ម ដែលស្ថិតនៅក្នុងសម្ព័ន្ធនាគារ ជាមូលដ្ឋានដើម្បីបង្កើតមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការត្រួតពិនិត្យការងារសវនកម្មដែលបានប្រតិបត្តិ សម្រាប់គោលបំណងនៃការធ្វើសវនកម្មរបស់សម្ព័ន្ធនាគារ។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំក៏បានផ្តល់ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំបានអនុវត្តតាមតម្រូវការផ្នែកក្រមសីលធម៌វិជ្ជាជីវៈពាក់ព័ន្ធនឹងឯករាជ្យ ព្រមទាំងបានជូនដំណឹងពួកគេអំពីទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗដែលយើងខ្ញុំយល់ឃើញថាមានផលប៉ះពាល់ចំពោះឯករាជ្យរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានាដើម្បីលុបបំបាត់នូវការគំរាមកំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

ផ្តើមចេញពីបញ្ហានានាដែលយើងខ្ញុំបានផ្តល់ដំណឹងជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច យើងខ្ញុំកំណត់ពីបញ្ហាទាំងឡាយណា ដែលមានផលប៉ះពាល់ខ្លាំងបំផុតចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងដែលជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើកលែងតែវាត្រូវបានហាមឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីជាក់ស្តែងបំផុត ដែលយើងខ្ញុំកំណត់ថា បញ្ហានោះមិនគួរត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារការបង្ហាញពីបញ្ហានេះនឹងបណ្តាលឱ្យមានផលវិបាកអវិជ្ជមានដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

៧. ក្រុមហ៊ុន ប្រាយថ័តធីរហាវខូតើស (ខេមបូឌា)



គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៤៨៤.១២៤.០៨៦	៥១៣.៩៤២.១២៣	១.៩៥៧.៣៧៧.៥៨៥	២.០៦៤.៦១៧.០៤៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	២.៦៩០.៩៦៦.៩៥៤	១.៩៨២.៣៩១.៦៦២	១០.៧៩០.៧៧៧.៤៨៦	៧.៩៧៩.១២៦.៤៤០
ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	២៤៣.៥៩៧.២៣១	៤៧១.៨០៤.៨៧៨	៩៧៦.៨២៤.៨៩៦	១.៤៩៩.០១៤.៦៣៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	១០	៧.២២២.៤១៣.៩៨៩	៧.០២៣.១៦៤.១០៤	២៤.៩៦១.៨៨០.០៩៦	២៤.២៦៨.២៣៩.៥១៩
ទ្រព្យសកម្មផ្សេងៗ	១១	៣៤.៥០១.៨៣៧	៣១.២២៧.៥៦០	១៣៤.៣៥២.៣៦៦	១២៥.៦៩០.៩២៩
ប្រាក់បញ្ញើតាមច្បាប់	១២	៦៤៩.១៣៣.៦៩៤	៦០៣.៨៥២.៦៤១	២.៦០៣.០២៦.១១៣	២.៤៣០.៥០៦.៨៨០
ទ្រព្យសកម្មសម្រាប់ទូកលក់	១៤	១៣.៣៧២.៥៨៣	-	៥៣.៦២៤.០៥៤	-
ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ	១៥	១៤៩.៦៩៤.០០០	១៥១.៥២៧.៦១៣	៦០០.២៧២.៩៤០	៦០៩.៤៩៨.៦៤២
ទ្រព្យសកម្មអរូបី-សុទ្ធ	១៦	១៤.៩០៣.៤៩៨	១៦.៧៣៦.៨១៨	៥៩.៧៦៣.០២៧	៦៧.៣៦៩.៦៩២
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៧	៣៧.២០២.២២២	៣៦.១៤៦.០៨៦	១៤៩.១៨០.៩១០	១៤៥.៤៨៧.៩៩៦
ទ្រព្យសកម្មពន្ធពន្យារ	១៨	៧៧៥.២៧៩	៧៨៤.០៩៩	៣.១០៤.៨៦៩	៣.១៧២.០៩៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៥	១.០៥៥.០៣៣	២.២៥០.២៤៦	៤.២៣០.៦៨២	៩.០៥៧.២៤០
ទ្រព្យសកម្មសរុប		១១.៥៤៥.៧៤០.៤០៦	១០.៨៣៣.៨៣១.៨៣០	៤៦.២៩៤.៤១៩.០២៨	៤៣.៦០៦.១៧៣.១១៥
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៩	៤០៣.០០២.៧៧៨	៣៩៦.៥១៤.៣៥១	១.៦១៦.០៤១.១៤០	១.៥៩៥.៩៧០.២៦៣
ប្រាក់បញ្ញើរបស់អតិថិជន	២០	៨.៥៨១.០៩៩.៣០៨	៧.៩៦២.៥៤១.៤៣៤	៣៤.៤១០.២០៩.២២៥	៣២.០៤៩.២២៩.២៧២
បំណុលផ្សេងៗ	២១	១២០.០៥២.១៧៧	១០៣.៦៦៤.៣០៩	៤៨១.៤០៩.២៣០	៤១៧.៤៤៨.៨៤៤
ប្រាក់កម្ចី	២២	៤៧១.០២៩.៩២៦	៦០៦.៨៥៧.៨៧៥	១.៨៨៨.៨៣០.០០៣	២.៤៤២.៦០២.៩៤៧
បំណុលបន្ទាប់បន្សំ	២៣	២១៧.១២៨.៨៦៨	១៧៨.៧៦២.១០៨	៨៧០.៦៦៦.៧៦១	៧១៩.៥១៧.៤៨៥
មូលបត្របំណុល	២៤	១០០.៣៣៤.៦៧៦	-	៤០២.៣៥៤.០៩១	-
បំណុលកតិកាសន្យា	២៦	៣៦.២៥៨.៩៣៩	៣៥.០២១.៧៤៨	១៤៥.៣៩៨.៣៤៥	១៤០.៩៦២.៥៣៦
អត្ថប្រយោជន៍និយោជិត	២៧	៦.៨៧៨.៨១៧	១០.០១១.០៦២	២៧.៥៨៤.០៥៦	៤០.២៩៤.៥២៥
បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៣៤(ក)	១៥.៥៧៧.៦២១	១៦.៣៩៥.៧៦០	៦២.៤៦៦.២៦០	៦៥.៩៩២.៩៣៤
បំណុលពន្ធពន្យារ	១៨	៣៧.៨១៨.៥៩១	៣៣.៨៩៦.២៦២	១៥១.៦៥២.៥៥០	១៣៦.៤៣២.៤៥៥
បំណុលសរុប		៩.៩៨៩.១៨៩.៧០១	៩.៣៤៣.៦៦៤.៩០៩	៤០.០៥៦.០៣៤.៦៦១	៣៧.៦០៨.២៥១.២៦១
មូលធន					
ដើមទុន	២៨	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៣២.៦៥២.០៧៦
បុព្វលាភភាគហ៊ុន	២៨	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៤៨.២៣៥.៤៥៩
ទុនបម្រុង	៣៩	៨៤៣.៧១២.៨៥១	៨១៣.២៤៧.៨៦៤	៣.៣៨៨.៨៦៧.៣៥៤	៣.២៨៧.៥៤៤.៧៧០
ប្រាក់ចំណេញរក្សាទុក		២៦១.៧៥៤.២២៤	២២៥.៩១៧.១៥៨	១.០៤៧.០៩៣.៧១០	៩០៤.៨០៥.៥៧២
ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ		១.៥៥០.៣៣៦.៣០៩	១.៤៨៤.០៣៤.២៥៦	៦.២១៦.៨៤៨.៥៩៩	៥.៩៧៣.២៣៧.៨៧៧
ភាគកម្មមិនមានអភិបាលភាព		៦.២១៨.៣៩៦	៦.១៣២.៦៦៥	២៤.៩៣៥.៧៦៨	២៤.៦៨៣.៩៧៧
មូលធនសរុប		១.៥៥៦.៥៥៤.៧០៥	១.៤៩០.១៦៦.៩២១	៦.២៤១.៧៨៤.៣៦៧	៥.៩៩៧.៩២១.៨៥៤
បំណុល និង មូលធនសរុប		១១.៥៤៥.៧៤០.៤០៦	១០.៨៣៣.៨៣១.៨៣០	៤៦.២៩៤.៤១៩.០២៨	៤៣.៦០៦.១៧៣.១១៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤៥ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៩	៤២៦.៧០៤.៧៦៤	៣៩៤.៨៧១.៣៥០	១.៧១១.៥១២.៨០៨	១.៦០៩.៤៩៥.៦២៣	២១៨.៤៨២.៨៣០	១៩៩.៤១៥.៣៩២	៨៧៥.០២៣.៧៣៤	៨១៣.៦១៤.៧៩៩
ចំណាយការប្រាក់	៣០	(១៥៩.៩៤០.០៤០)	(១៧៣.៣៧៤.១៣៦)	(៦៤១.៥១៩.៥០០)	(៧០៦.៦៨៩.២៨២)	(៨០.០៣៩.០៩៨)	(៨៥.៣៤០.៨៥៤)	(៣២០.៥៥៦.៥៨៧)	(៣៤៨.១៩០.៦៨៤)
ចំណូលការប្រាក់សុទ្ធ		២៦៦.៧៦៤.៧២៤	២២១.៤៩៧.២១៤	១.០៦៩.៩៩៣.៣០៨	៩០២.៨០៦.៣៤១	១៣៨.៤៤៣.៧៣២	១១៤.០៧៤.៥៣៨	៥៥៤.៤៦៧.១៤៧	៤៦៥.៤២៤.១១៥
ចំណូលកម្រៃនិងជើងសា	៣១	២២.៨១០.៥០៩	២០.១៩៣.២៥៣	៩១.៤៩២.៩៥២	៨២.៣០៧.៦៩៩	១១.០២៣.៦៣៦	៩.៣៣៦.៩៨០	៤៤.១៤៩.៦៦២	៣៨.០៩៤.៨៧៨
ចំណាយកម្រៃនិងជើងសា		(៧៩៧.២៩៨)	(២.៤៣១.៩៩៤)	(៣.១៩៧.៩៦២)	(៩.៩១២.៨២៤)	(៤១៣.៧៣៤)	(១.០៦១.៥៥៤)	(១.៦៥៧.០០៥)	(៤.៣៣១.១៤០)
ចំណូលកម្រៃនិងជើងសាសុទ្ធ		២២.០១៣.២១១	១៧.៧៦១.២៥៩	៨៨.២៩៤.៩៩០	៧២.៣៩៤.៨៧៥	១០.៦០៩.៩០២	៨.២៧៥.៤២៦	៤២.៤៩២.៦៥៧	៣៣.៧៦៣.៧៣៨
សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់ ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួល និង មូលបត្រវិនិយោគផ្សេងៗ ការកត់ត្រាត្រឡប់/(សំវិធានធន) នៃការខាតបង់ឱនភាពនៃ តម្លៃរបស់កិច្ចសន្យាក្រៅតារាងតុល្យការ	១០	(៣៣.០៣៧.៨៤០)	(៣៧.៤៥៩.៨៦១)	(១៣២.៥១៤.៩៣៧)	(១៥២.៦៨៦.៣៩៣)	(១៤.៩០៩.៦៤៣)	(១៩.០៤៧.៣៤៤)	(៥៩.៧១៣.១២០)	(៧៧.៧១៣.១៦៤)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	១០	១.០២៣	(២៤.៩១៩)	៤.១០៣	(១០១.៥៧០)	(៦២១)	១៥.៨០៦	(២.៤៨៧)	៦៤.៤៨៤
		(៣៣.០៣៦.៨១៧)	(៣៧.៤៨៤.៧៨០)	(១៣២.៥១០.៨៣៤)	(១៥២.៧៨៧.៩៦៣)	(១៤.៩១០.៥៤៤)	(១៩.០៣១.៥៣៨)	(៥៩.៧១៥.៦០៧)	(៧៧.៦៤៨.៦៨០)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ		២៥៥.៧៤១.០៧៨	២០១.៧៦៩.៦៨៥	១.០៦៥.៧៧៧.៤៦៤	៨២២.៤១៣.២៥៣	១៣៤.១៤៣.៣៧០	១០៣.៣១៨.៤២៦	៥៣៧.២៤៤.១៩៧	៤២១.៥៣៩.១៧៧
ចំណូលផ្សេងៗសុទ្ធ	៣២	១២.៨៣១.១៧៣	១១.១៦៣.៩៦៧	៥១.៤៦៥.៨៣៥	៤៥.៥០៤.៣២៩	៥.៥៩២.១៣០	៥.៤៣៤.៧៩៤	២២.៣៩៦.៤៨១	២២.១៧៣.៩៦០
ចំណាយប្រតិបត្តិការផ្សេងៗ	៣៣	(១៥៤.៩៥១.៧៥៤)	(១៤៣.៥៣៤.៣៤៥)	(៦២១.៥១១.៤៨៥)	(៥៨៥.០៤៦.១៥៣)	(៧៩.៤១៥.៣២៦)	(៧២.៤៩០.៧៤៨)	(៣១១.០៥៨.៣៤១)	(២៩៥.៧៦២.២៥២)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១១៣.៦០០.៤៩៧	៦៩.៣៩៩.២៧១	៤៥៥.៧៣១.៨១៤	២៨២.៨៧១.៤២៩	៦០.៣២០.១៧៤	៣៦.២៦៩.៤៧២	២៤១.៥៨២.២៩៧	១៤៧.៩៥០.៨៨៥
ចំណាយពន្ធលើប្រាក់ចំណេញ	៣៤(ខ)	(២៣.១២២.០២៩)	(១៤.៣៤៧.៩៤៣)	(៩២.៧៤២.៤៥៤)	(៥៨.៤៨២.២១៦)	(១២.៦០៨.៧៤៧)	(៧.៧៦៨.៦៩៧)	(៥០.៤៩៤.០៣២)	(៣១.៦៩៦.២៨៤)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងទៅទំព័របន្ទាប់)		៩០.៤៧៨.៤៦៨	៥៥.០៥១.៣២៨	៣៦២.៩៨៩.៣៦០	២២៤.៣៨៩.២១៣	៤៧.៧១១.៤២៧	២៨.៥០០.៧៧៥	១៩១.០៨៨.២៦៥	១១៦.២៥៤.៦០១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងមកពីទំព័រមុន)		៩០.៤៩៨.៤៦៨	៥៥.០៥១.៣២៨	៣៦២.៩៨៩.៣៥៦	២២៤.៣៨៩.២១៣	៤៧.៧១១.៤២៧	២៤.៤៩៣.៧៧៥	១៩១.០៨៤.២៦៥	១១៦.២៥៤.៦០១
លទ្ធផលចំណេញលម្អិតផ្សេងៗ៖									
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅចំណេញ ឬខាត៖									
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(២០.៩៦៤.៥៥៦)	៣៦.២៥២.៤៩២	-	-	១៧.០១៣.១១៧	៩៧.៤១០.៦៨៩
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញនៅគ្រាបន្ទាប់នៅចំណេញ ឬខាត៖									
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស		១.៣២៣.៤៥៣	(៣.១៧៧.៤៣៩)	៥.៣០៨.៣៧០	(១២.៩៥១.២៤១)	១.៣២៩.៦១៩	(១.៤៧១.៨៤៤)	៥.៣២៥.១២៤	(៦.០០៩.១៤០)
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់									
ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យ									
លំហូរសាច់ប្រាក់		(១.១៩៥.២១៣)	(១.៦១២.០៣១)	(៤.៧៩៣.៩៩៩)	(៦.៥៧០.៦៣៨)	(៩៧៣.៣២៤)	(១.៧៣៦.០៨៣)	(៣.៤៩៨.១៦៣)	(៧.០៨៣.២១៩)
លទ្ធផលចំណេញ/(ខាត)លម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		១២៨.៦០៧	(៤.៧៨៩.៤៧០)	(២០.៤៥០.១៨៥)	១៦.៧៣០.៦១៣	៣៥៦.២៩៥	(៣.២០៧.៩៣១)	១៨.៤៨០.០៧៤	៨៤.៧២២.៣៣០
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ		៩០.៦២៦.៧០៥	៥០.២៦១.៨៥៨	៣៤២.៥៣៩.១៧១	២៤១.១១៩.៨២៦	៤៨.០៦៧.៧២២	២៥.២៨៥.៨៤៤	២០៩.៥៦៤.៣៣៩	២០០.៩៧៦.៩៣១
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់៖									
ភាគហ៊ុនិករបស់ធនាគារ		៩០.៤០៩.៥១១	៥៥.០៥៩.០០៨	៣៦២.៦៣២.៥៤៩	២២៤.៤២០.៥១៧	៤៧.៦៩០.២២២	២៤.៥១៤.៥៨០	១៩០.៩៩៩.៣៣៩	១១៦.៣៣៩.៤៨៥
ភាគកម្មមិនមានអភិបាលភាព		៨.៩៩៧	(៧.៦៨០)	៣៥៦.៨២១	(៣១.៣០៤)	២១.២០៥	(២០.៨០៥)	៨.៥៦៥	(៨.៤៨៤)
		៩០.៤១៨.៥០៨	៥៥.០៥១.៣២៨	៣៦២.៩៨៩.៣៧០	២២៤.៣៨៩.២១៣	៤៧.៧១១.៤២៧	២៤.៤៩៣.៧៧៥	១៩១.០៨៤.២៦៥	១១៦.២៥៤.៦០១
លទ្ធផលចំណេញលម្អិតសរុបដែលផ្តល់ជូនដល់៖									
ភាគហ៊ុនិករបស់ធនាគារ		៩០.៥៤០.៩៧៧	៥០.២៧០.២៨១	៣៤២.២៨៩.៣៨៩	២២៤.១៨៩.១៥៤	៤៧.៧១១.៤២៧	២៤.៥១៤.៥៨០	១៩០.៩៩៩.៣៣៩	១១៦.៣៣៩.៤៨៥
ភាគកម្មមិនមានអភិបាលភាព		៨.៩៩៧	(៧.៦៨០)	៣៥៦.៨២១	(៣១.៣០៤)	២១.២០៥	(២០.៨០៥)	៨.៥៦៥	(៨.៤៨៤)
		៩០.៥៤០.៩៧៧	៥០.២៦១.៨៥៨	៣៤២.៦៤៦.២១០	២២៤.១៥៧.៨៥០	៤៧.៧១១.៤២៧	២៤.៤៩៣.៧៧៥	១៩១.០៨៤.២៦៥	១១៦.២៥៤.៦០១
ចំណេញក្នុងមួយភាគហ៊ុនដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារក្នុងការិយបរិច្ឆេទ៖									
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	៣៥	០,២១	០,១៣	០,៨៤	០,៥២	០,១១	០,០៧	០,៤៤	០,២៧
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣៥	០,២១	០,១៣	០,៨៤	០,៥២	០,១១	០,០៧	០,៤៤	០,២៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៨៥ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ													
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប		ភាគកម្មមិនមានអភិបាលភាព		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
កិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨២.៣៥.៤៥៩	៨១.៣២៤.៧៨៦	៣២៨៧.៥៤៤.៧៧០	២២៥.៩១៧.១៥៤	៩០៤.៨០៥.៥៧២	១.៤៨៤.០៣៤.២៥៦	៥.៩៧៣.២៧៤.៨៧៧	៦.១៣២.៦៦៥	២៤.៦៨៣.៩៧៧	១.៤៩០.១៦៦.៩២១	៥.៩៩៧.៩២១.៤៥៤
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	៩០.៤០៩.៥១១	៣៦២.៦៣២.៥៤៩	៩០.៤០៩.៥១១	៣៦២.៦៣២.៥៤៩	៨៤.៩៥៧	៣៥៦.៤០៧	៩០.៤៩៨.៤៦៤	៣៦២.៩៨៩.៣៥៦
លទ្ធផលចំណេញលម្អិតផ្សេងៗ៖														
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធរទេស	-	-	-	-	១.៣២៦.៦៧៩	៥.៣២១.៣០៩	-	-	១.៣២៦.៦៧៩	៥.៣២១.៣០៩	(៣២២៦)	(១២.៩៣៩)	១.៣២៣.៤៥៣	៥.៣០៨.៣៧០
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	(២០.៨៧២.៤៧៩)	-	-	-	(២០.៨៧២.៤៧៩)	-	(៩២.០៧៧)	-	(២០.៩៦៤.៥៥៦)
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	១.៣១៤.៦៦៦	(២០.៣៤៥.១៦៩)	៩០.៤០៩.៥១១	៣៦២.៦៣២.៥៤៩	៩០.៥៤០.៩៧៧	៣៤២.២៨៧.៣៨០	៨៥.៧៣១	២៥១.៧៩១	៩០.៦២៦.៧០៤	៣៤២.៥៣៩.១៧១
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖														
ភាគលាភបានបង់	-	-	-	-	-	-	(២៤.២៣៤.៩២៤)	(៩៨៦.៧៦៦.៦៥៤)	(២៤.២៣៤.៩២៤)	(៩៨៦.៧៦៦.៦៥៤)	-	-	(២៤.២៣៤.៩២៤)	(៩៨៦.៧៦៦.៦៥៤)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៣០.៣៣៣.៥២១	១២១.៦៦៧.៧៥៣	(៣០.៣៣៣.៥២១)	(១២១.៦៦៧.៧៥៣)	-	-	-	-	-	-
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	៣០.៣៣៣.៥២១	១២១.៦៦៧.៧៥៣	(៥៤.៥៧២.៤៤៥)	(២២០.៣៤៤.៨១១)	(២៤.២៣៤.៩២៤)	(៩៨៦.៧៦៦.៦៥៤)	-	-	(២៤.២៣៤.៩២៤)	(៩៨៦.៧៦៦.៦៥៤)
កិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨២.៣៥.៤៥៩	៨៤.៣៧១.២៥១	៣.៣៤៨.៨០៧.៣៥៤	២៦១.៧៥៤.២២៤	១.០៤៧.០៩៣.៧១០	១.៥៥០.៣៣៦.៣០៩	៦.២១១.៤៤៤.៥៩៩	៦.២១៤.៣៩៦	២៤.៩៣៥.៧៦៤	១.៥៥៦.៥៥៤.៧០៥	៦.២៤១.៧៤៤.៣៦៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ													
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប		ភាគកម្មមិនមានអភិបាលភាព		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
កិត្តិ៍មថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤														
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	៥៥.០៥៩.០០៨	២២៤.៤២០.៥១៧	៥៥.០៥៩.០០៨	២២៤.៤២០.៥១៧	(៧៦៨០)	(៣១.៣០៤)	៥៥.០៥១.៣២៨	២២៤.៣៨៩.២១៣
<i>លទ្ធផលចំណេញលម្អិតផ្សេងៗ ៖</i>														
ការវាស់វែងឡើងវិញលើផ្នែកដែលមាន														
ប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើត														
ឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	(១.១១២.០៣១)	(៦៥៧០.៦៣៤)	-	-	(១.១១២.០៣១)	(៦.៥៧០.៦៣៤)	-	-	(១.១១២.០៣១)	(៦.៥៧០.៦៣៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុន														
បុត្រសម្ព័ន្ធបរទេស	-	-	-	-	(៣.១៧៦.៦៩៦)	(១២.៩៤៨.២១៣)	-	-	(៣.១៧៦.៦៩៦)	(១២.៩៤៨.២១៣)	(៧៤៣)	(៣.០២៤)	(៣.១៧៧.៤៣៩)	(១២.៩៥១.២៤១)
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបក្នុង														
ការិយបរិច្ឆេទ	-	-	-	-	(៤.៧៨៨.៧២៧)	(១៩.៥១៨.៨៥១)	៥៥.០៥៩.០០៨	២២៤.៤២០.៥១៧	៥០.២៧០.២៨១	២០៤.៩០១.៦៦៦	(៤.៤២៣)	(៣៤.៣២២)	៥០.២៦១.៨៥៨	២០៤.៨៦៧.៣៣៤
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖														
ពន្ធបន្ថែមលើការបំប្លែងដើមទុនធនាគារ អេស៊ីលីដា														
ទុរារ លីមីធីត	-	-	-	-	-	-	(២០៣.៣៨០)	(៤២៤.៩៧៧)	(២០៣.៣៨០)	(៤២៤.៩៧៧)	(៥២៥)	(២.១៤០)	(២០៣.៩០៥)	(៤៣១.១១៧)
ភាគលាភបានបង់	-	-	-	-	-	-	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)	-	-	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅធានុបម្រុងតាម														
បទប្បញ្ញត្តិ	-	-	-	-	២៤.៣៨៧.១១៤	៩៩.៤០១.៨៧៧	(២៤.៣៨៧.១១៤)	(៩៩.៤០១.៨៧៧)	-	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	៣៦.១០២.២៥៤	-	-	៣៦.១០២.២៥៤	-	១៥០.២៣៤	-	៣៦.២៥២.៤៩២
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	២៤.៣៨៧.១១៤	១៣៥.៥០៤.១៣៥	(៣៩.៣៩៥.៩៧៤)	(១៦១.០៨១.៣៧៤)	(១៥.០០៤.៨៦០)	(២៥.៥៧៧.២៦៣)	(៥២៥)	១៤៨.០៩៤	(១៥.០០៩.៣៨៥)	(២៥.៨២៩.១៤៩)
កិត្តិ៍មថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	<u>៤៣៣.១៦៣.០១៩</u>	<u>១.៧៣២.៦៥២.០៧៦</u>	<u>១១.៧០៦.២១៥</u>	<u>៤៨២.៣៥.៤៥៩</u>	<u>៧៤២.២២៦.០២៥</u>	<u>៣.១២១.៥៦៧.២៦៤</u>	<u>២២៤.១៦៥.៤៣៣</u>	<u>៨៩៧.៤២៦.៦៤២</u>	<u>១.៤១១.២៦០.៦៩២</u>	<u>៥៤០០.២៤១.៤៤៥</u>	<u>៦.០១២.៥៨៣</u>	<u>២៤.៧១១.៧១៦</u>	<u>១.៤១៧.២៧៣.២៧៥</u>	<u>៥.៤២៤.៩៩៣.១៦១</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤៥ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	តាន់ហ្គេល (កំណត់សម្គាល់ ៥)	តាន់ហ្គេល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធលើ					
ប្រាក់ចំណេញ		១១៣.៦២០.៤៩៧	៦៩.៣៩៩.២៧១	៤៥៥.៧៣១.៤១៤	២៨២.៨៧១.៤២៩
<i>និយ័តកម្មលើ៖</i>					
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	១០	៣៣.០៣៦.៨៥៤	៣៧.៤៨៤.៧៨០	១៣២.៥១០.៨៣៧	១៥២.៧៨៧.៩៦៣
រំលស់របស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៣៣	១៤.១៩៤.៦០៧	១២.៤៥៥.៩២២	៥៦.៩៣៤.៥៦៩	៥០.៧៧០.៣៣៤
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៧	៦.៥៣៣.១៧៤	៦.៣៦៤.៧៩០	២៦.២០៤.៥៦១	២៥.៩៤២.៨៤៤
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៧(ក)	៥.០៨០.៥៥៧	៥.២៣៦.៧៨៤	២០.៣៧៤.១១៤	២១.៣៤៥.១៤៤
លម្អៀងពីការប្តូររូបិយប័ណ្ណសុទ្ធ		១.៩១៧.៤៥៥	(៤.៥៨៦.៩២១)	៧.៦៩០.៩១២	(១៨.៦៩៦.២៩០)
រំលស់លើទ្រព្យសកម្មអរូបី	១៦	៣.០១៥.១៦២	១.៣៧១.២២៧	១២.០៩៣.៨១៥	៥.៥៨៩.១២១
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង	២៧(ខ)	២៨៨.៨៣៦	-	១.១៥៤.៥២១	-
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៧(គ)	(១៤៣.៤១៦)	៨០២.៤៤៤	(៥៧៥.២៤២)	៣.២៧០.៧៧៨
មូលនិធិសោធននិវត្តន៍		៤៣៧.១៣៣	៤៣៤.២២៥	១.៧៥៣.៣៤០	១.៧៦៩.៩០១
និយ័តកម្មលើទ្រព្យសម្បត្តិ និងបរិក្ខារ		៩៨.៩៧០	៤១.១៣៤	៣៩៦.៩៦៩	១២៧.៦៦២
និយ័តកម្មទ្រព្យសកម្មអរូបី		៥៣៦.១០២	៨៣.៨៣០	២.១៥០.៣០៥	៣៤១.៦៩១
ចំណូលភាគលាភ	៣២	(៥២៧)	(៤៦៥)	(២.១១៤)	(១.៨៩៥)
ចំណេញ ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ និងភតិសន្យា	៣២	(៧៥.៦៤៤)	(៣៨២.៩៨៦)	(៣០៣.៤២៤)	(១.៥៦១.០៥១)
ចំណេញរូបិយវត្ថុសុទ្ធពីសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់		(៤០.៧២៤)	-	(១៦៣.៣៦០)	-
ចំណូលការប្រាក់សុទ្ធ		(២៦៦.៧៦៤.៧២៤)	(២២១.៤៩៣.២១៤)	(១.០៦៩.៩៩៣.៣០៤)	(៩០២.៨០៦.៣៤១)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(៤៨.២៦៥.៦៩២)	(៩២.៧៨៩.១៧១)	(៣៥៤.០៣៣.៦៩១)	(៣៧៨.២០៤.៦៦២)
<i>បម្រែបម្រួលក្នុង៖</i>					
ប្រាក់បញ្ញើរបស់អតិថិជន		៦១៨.៥៥៧.៨៧៤	៥៧៨.៧៧៤.៩៩២	២.៤៨១.០៣៥.៦៣៣	២.៣៥៩.០៨៦.៨៦៧
បំណុលផ្សេងៗ		២៦.៧០១.៣៥២	៦៣.២០៩.២៧៣	១០៧.០៩៩.១២៣	២៥៧.៦៤០.៩៩៧
ទ្រព្យសកម្មផ្សេងៗ		(៦.២២៩.២២៣)	(៤៤.២៨៧.៧៧៧)	(២៤.៩៨៥.៤១៣)	(១៩៦.៨២០.៩៧៩)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(៨១.៦៥២.៥៤០)	(២០២.៤៣៩)	(៣២៧.៥០៨.៣៣៤)	(៤២៦.៧៧២)
ប្រាក់បញ្ញើពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		៦.៤៨៨.៤២៧	(៥១.៧២៣.២៩៤)	២៦.០២៥.០៨១	(២១០.៨២៤.១៦៣)
ទុនបម្រុងកាតព្វកិច្ច		(៤៥.២៨១.០៥៣)	(៣០.២៨៣.៦៥៦)	(១៨១.៦២២.៣០៤)	(១២៣.៤៣៦.១៨២)
ឥណទាន និងបុរេប្រទាន		(២៤៤.៨៦១.០៨៥)	(៧៤.៦៧៦.៥៤៧)	(៩៨២.១៣៧.៤១២)	(៣០៤.៣៨១.៦០៦)
លំហូរសាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ		១៨៥.៤៥៨.០៦០	៣៤៤.០២០.៩៧៧	៧៤៣.៨៧២.២៧៩	១.៤០២.២២៩.៥០០
ការប្រាក់បានទទួល					
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២៧(គ)	(៣.១៣១.៧៥៧)	(៧៥៤.៣២៩)	(១២.៥៦១.៤៧៧)	(៣.០៩០.៩៤៩)
ចំណាយមូលនិធិសោធននិវត្តន៍បានបង់		(៤៣៦.៨៩២)	(៤៣៤.៤១៣)	(១.៧៥២.៣៧៤)	(១.៧៧០.៦៦៧)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២៧(ក)	(៥.២១៦.២៣២)	(៤.៨៨៣.៨២២)	(២០.៩២២.៣០៧)	(១៩.៩០៤.៤៥៤)
ពន្ធលើប្រាក់ចំណេញបានបង់	៣៤(ក)	(២០.០៩៧.០៦៥)	(៦.៨៣៨.៦១០)	(៨០.៦០៩.៣២៤)	(២៧.៨៧៤.១៧៤)
ការប្រាក់បានបង់		(១២៩.៥៦៤.១៦១)	(១២៧.០៥៨.៩៦២)	(៥១៩.៦៨១.៨៥០)	(៥១៧.៨៩២.៣២៩)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងទៅទំព័របន្ទាប់)		៤៥៣.៧១៦.៧១៩	៥៩៧.៥៤១.៦៧១	១.៨១៩.៤៥៧.៧៥៩	២.៤៣៥.៥៧៩.៨៥០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
កំណត់ សម្គាល់		ដុល្លារអាមេរិក	ដុល្លារអាមេរិក		
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ					
(យោងមកពីទំព័រមុន)					
		៤៥៣.៧១៦.៧១៩	៥៩៧.៥៤១.៦៧១	១.៤១៩.៤៥៧.៧៥៩	២.៤៣៥.៥៧៩.៤៥០
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់បានមកពីការវិនិយោគដល់កាលកំណត់		១៥១.៦៨៣.២៨៧	១១.៣៤៥.៤៩៩	៦០៤.៤០១.៦៦៤	៤៦.២៤៤.២៥៤
ការប្រាក់បានមកពីការវិនិយោគ		៣.២៤១.៧៣៦	១.៣៧៦.៥២០	១៣.០០២.៦០៣	៥.៦១០.៦៩៦
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១១៥.២៣២	៣៩៤.៣១៣	៤៦២.១៩៦	១.៦០៧.២២០
ភាគលាភបានទទួល		៥២៧	៤៦៥	២.១១៤	១.៤៩៥
ការទិញទ្រព្យសកម្មអរូបី	១៦	(៦.៣៤៧.៤៨០)	(១.១០៨.១០០)	(២៥.៤៦១.៣៤៧)	(៤.៥១៦.១១៦)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១៥	(១២.៥២៧.៤៩២)	(៩.៧៩៩.៩៦៤)	(៥០.២៤៧.៧៧០)	(៣៩.៩៤៤.៦៥៣)
ការទិញការវិនិយោគហិរញ្ញវត្ថុ		(១៤០.៦០៨.៤៤៤)	(៤៤.៥៩៥.៤៤៤)	(៥៦៣.៩៨២.០៤៩)	(១៨១.៧៧២.៦៦០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៤.៤៤៣.៤៣៤)	(៤២.៣៨៧.១១១)	(១៧.៨២២.៦២៩)	(១៧២.៧៦៩.៨៦៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីមូលបត្របំណុល		៩៨.៤០៩.០៦១	-	៣៩៦.៣២៣.១៤៤	-
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៥០.០០០.០០០	១៤.៩៩៧.៥៣៩	២០០.៥៥០.០០០	៦១.១២៩.៩៦៩
សាច់ប្រាក់បានពីប្រាក់កម្ចី		២.១៥៤.៦៧៣	១.៣៩៩.៣១៩	៨.៦៤២.៣៩៣	៥.៧០៣.៦២៤
ការបង់ពន្ធលើការបង្កើនដើមទុនរបស់ ABL		-	(២០៣.៩០៥)	-	(៤៣១.១១៧)
ការទូទាត់បំណុលកតិសន្យា (ប្រាក់ដើម)	៣៧	(៦.១២៨.៧៦៤)	(៧.៣៤៤.៣២៦)	(២៤.៥៨២.៤៨៤)	(២៩.៩៣៥.៤៧៣)
ការសងបំណុលបន្ទាប់បន្សំ		(១៥.៣៧៧.៥០០)	(១៥.១៧៧.៥០០)	(១១.៦៧៩.១៥៣)	(១១.៨៦៣.៤៩០)
ការទូទាត់ភាគលាភ		(២៤.២៣៨.៩២៤)	(១៤.៨០៥.៤៨០)	(៩៨.៦៧៦.៦៥៤)	(៦០.៨៥០.៥២៤)
ការប្រាក់បានបង់		(៣២.៨៨៣.៣២៥)	(៣៥.៧១១.១២៧)	(១៣១.៤៩៥.០១៧)	(១៤៥.៧៦២.៣៥៤)
ការសងប្រាក់កម្ចី		(១៣៦.១១៧.២៦៧)	(១៧០.៣៤០.១២៣)	(៥៤៥.៩៦៦.៣៥៤)	(៦៩៤.៣០៦.៣៤១)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(៦៣.៧៨២.០៥០)	(២២៧.២៣៥.៦០៣)	(២៥៧.២៨៤.១៣៧)	(៩២៦.៧១៥.៧០៦)
ការកើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
សុទ្ធ		៣៨៥.៤៩១.២៣១	៣២៧.៩១៤.៩៥៧	១.៥៤៤.៧៥០.៩៩៣	១.៣៣៦.០៩៤.២៨០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើម					
ការិយបរិច្ឆេទ		២.៧៥៤.៣២៤.៥៣៦	២.២៧៩.៧១៤.៥៧៣	១១.១០២.២៧២.៣៥៧	៩.៣១២.៦៥០.៣៧១
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៤០.៣០៦.០៤៤)	៦៨.៦៤៥.៥៩៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង		៣.១៤៣.៨១៩.៧៦៧	២.២៧៩.៧១៤.៥៧៣	១១.០៦១.៩៦៦.៣១៣	៩.៣៨១.៣៩៦.០៦៨

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងទៀត គឺការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៥) និងការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៦)។

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

នៅអំឡុងដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ៧.៦៣៣.៧៨៣ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ១០.២១៧.២៨៥ ដុល្លារអាមេរិក) និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលបានបញ្ចប់ជាមុន មានទឹកប្រាក់ចំនួន ១១២.៦១០ ដុល្លារអាមេរិក និង បំណុលកតិសន្យាមានទឹកប្រាក់ចំនួន ៧៨.៣១០ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ១.៦១៧.៧៥៧ ដុល្លារអាមេរិក និង ១.៧៣៩.១៤០ ដុល្លារអាមេរិក) និងបានទទួលស្គាល់ខាតពីការបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ៣៤.៦៤៦ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ចំណេញ ១២១.៣៥៧ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤៥ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៤៧៤.០០៥.៤៣៥	៥០៣.៤៥៩.០៧៣	១.៩១៦.៨០១.៧៩៤	២.០២៦.៤២២.៧៦៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	២.៦២៧.២៩៤.៥៨៣	១.៩៥៤.០៥៨.១២៩	១០.៥៣៥.៤៥១.២៧៨	៧.៨៤១.១៨៣.៩៦៩
ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	២៤៣.៥៩៧.២៣១	៤៧១.៨០៤.៨៧៨	៩៧៦.៨២៤.៨៩៦	១.៤៩៩.០១៤.៦៣៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	១០	៧.០៥៣.១៧០.៤៨២	៦.៨៦១.៨២៦.០១១	២៨.២៨៣.២១៣.៦៣៣	២៧.៦១៨.៨៤៩.៦៩៤
ទ្រព្យសកម្មផ្សេងៗ	១១	៣១.៣២៥.០៥៧	២៨.១២១.៦៧២	១២៥.៦២៩.៥១៩	១១៣.១៤៩.៧៣១
ប្រាក់បញ្ញើតាមច្បាប់	១២	៦៣៨.៥៧១.១៧៦	៥៩៦.៤០២.៦៣៧	២.៥៦០.៦៧០.៤១៦	២.៤០០.៥២០.៦១៤
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១៣	៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៦៥.៣៨២.០៤១	៣៦៦.៧៤៨.៨០៧
ទ្រព្យសកម្មសម្រាប់ទុកលក់	១៤	១៣.៣៧២.៥៨៣	-	៥៣.៦២៤.០៥៨	-
ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ	១៥	១១៤.២០៥.៨៥៦	១១៥.៣៥០.៦០៩	៤៥៧.៩៦៥.៤៨៣	៤៦៤.២៨៦.២០១
ទ្រព្យសកម្មអរូបី-សុទ្ធ	១៦	១៣.៥០៨.១៨៩	១៥.១៤៥.៣៩២	៥៤.១៦៧.៨៣៨	៦០.៩៦០.២០៣
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៧	៣៤.២១៥.០៤៦	៣៣.១៨៩.០៧៥	១៣៧.២០២.៣៣៤	១៣៣.៥៥៦.០២៧
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៥	១.០៥៥.០៣៣	២.២៥០.២៤៦	៤.២៣០.០៦២	៩.០៥៧.២៤០
ទ្រព្យសកម្មសរុប		១១.៣៣៩.៤៤២.៣៨៧	១០.៦៧៦.៧២៥.៤៣៨	៤៥.៤៧១.១៦៣.៩៧២	៤២.៩៧៣.៨១៩.៨៨៩
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ					
ផ្សេងៗ	១៩	៣៨០.២៨២.៦៥៦	៣៧២.៧២៧.៦០៤	១.៥២៤.៩៣៣.៤៥១	១.៥០០.២២៨.៦០៦
ប្រាក់បញ្ញើរបស់អតិថិជន	២០	៨.៤១៥.២១៥.០៧៨	៧.៨៤៥.២៩៨.៣៨៩	៣៣.៧៤៥.០១២.៤៦៣	៣១.៥៧៧.៣២៦.០១៦
បំណុលផ្សេងៗ	២១	១១៥.៩៨៤.១៩៤	៩៩.៧០៩.៧០៤	៤៦៥.០៩៦.៦១៨	៤០១.៣៣១.៥៥៩
ប្រាក់កម្ចី	២២	៤៦៣.៩៦១.៦២០	៥៩៨.៥២២.០១៥	១.៨៦០.៤៨៦.០៩៦	២.៤០៩.០៥១.១១០
បំណុលបន្ទាប់បន្សំ	២៣	២១៧.១២៨.៨៦៨	១៧៨.៧៦២.១០៨	៨៧០.៦៨៦.៧៦១	៧១៩.៥១៧.៤៨៥
មូលបត្របំណុល	២៤	១០០.៣៣៤.៦៧៦	-	៤០២.៣៥៤.០៩១	-
បំណុលកតិកសន្យា	២៦	៣៣.៧៨២.១៦៣	៣២.៧៨៣.៥៥២	១៣៥.៨៦៧.៤៧៤	១៣១.៩៥៣.៧៩៧
អត្ថប្រយោជន៍និយោជិត	២៧	៦.៧៤៧.៩៤៥	៩.៨៥៤.៣៥០	២៧.០៥៩.២៥៩	៣៩.៦៦៣.៧៥៩
បំណុលពន្ធលើប្រាក់ចំណេញក្នុង					
ការិយបរិច្ឆេទ	៣៤(ក)	១៤.៤០០.៥៧៥	១៤.៨៩៣.៧០៦	៥៧.៧៤៦.៣០៦	៥៩.៩៤៧.១៦៧
បំណុលពន្ធពន្យារ	១៨	៣៧.៨១២.៥៩១	៣៣.៨៩៦.២៦២	១៥១.៦៥២.៥៥០	១៣៦.៤៣២.៤៥៥
បំណុលសរុប		៩.៧៨៥.៧៦០.៣៦៦	៩.១៨៦.៤៤៧.៦៩០	៣៩.២៤០.៨៩៩.០៦៩	៣៦.៩៧៥.៤៥១.៩៥៤
មូលធន					
ដើមទុន	២៨	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៣២.៦៥២.០៧៦
បុព្វលាភភាគហ៊ុន	២៨	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៤៨.២៣៥.៤៥៩
ទុនបម្រុង	៣៩	៨៧០.១១៨.៩០៤	៨៤១.២០៣.៥១៧	៣.៤៩៦.២៥១.៨៧៤	៣.៤០១.២៣៥.៤៩៤
ប្រាក់ចំណេញរក្សាទុក		២៣៨.៦៩៣.៨៨៣	២០៤.២០៤.៩៩៧	៩៥៣.១២៥.៤៩៤	៨១៦.២៤៤.៩០៦
មូលធនសរុប		១.៥៥៣.៦៨២.០១១	១.៤៨៥.២៧៧.៧៤៨	៦.២៣០.១៦៥.៨០៣	៥.៩៩៨.៣៦៧.៩៣៥
បំណុល និងមូលធនសរុប		១១.៣៣៩.៤៤២.៣៨៧	១០.៦៧៦.៧២៥.៤៣៨	៤៥.៤៧១.១៦៣.៩៧២	៤២.៩៧៣.៨១៩.៨៨៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២២ ដល់ទី២៤៥ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៩	៤០៨.៧២៧.២៨២	៣៧៨.៦១៧.៥៥៣	១.៦៣៩.៤០៥.១២៤	១.៥៤៣.២៤៥.១៤៦	២០៩.០៥០.៨៨៩	១៩០.៧៤០.២៣៩	៨៣៧.២៤៨.៨១០	៧៧៨.២២០.១៧៥
ចំណាយការប្រាក់	៣០	(១៥២.៦៦៨.១៨១)	(១៦៩.១០៦.៨២០)	(៦១២.៣៥២.០៧៤)	(៦៨៩.២៧៩.៣៩៤)	(៧៥.៨២៦.០៨៣)	(៨៣.១៥៧.៧៩៥)	(៣០៣.៦៨៣.៤៦២)	(៣៣៩.២៨៣.៨០៤)
ចំណូលការប្រាក់សុទ្ធ		២៥៦.០៥៩.១០១	២០៩.៥១០.៧៣៣	១.០២៧.០៥៣.០៥០	៨៥៣.៩៦៥.៧៥២	១៣៣.២២៤.៨០៦	១០៧.៥៨២.៤៤៤	៥៣៣.៥៦៥.៣៤៨	៤៣៨.៩៣៦.៣៧១
ចំណូលកម្រៃនិងជើងសារ	៣១	១៩.២៥១.៥១២	១៧.៦២៩.១២៣	៧៧.២១៧.៨១៥	៧១.៨៥៦.៣០៥	៩.៤៩១.៨៣៦	៨.១២២.៧៤១	៣៨.០១៤.៨០៣	៣៣.១៤០.៧៨៣
ចំណាយកម្រៃនិងជើងសារ		(៧៧២.៥២៧)	(២.៤១១.៥១៦)	(៣.០៩៨.៦០៦)	(៩.៨២៩.៣៣៩)	(៤១១.៨៥៣)	(១.០៥១.៣៤៦)	(១.៦៤៩.៤៧១)	(៤.២៨៩.៤៩២)
ចំណូលកម្រៃ និង ជើងសារសុទ្ធ		១៨.៤៧៨.៩៨៥	១៥.២១៧.៦០៧	៧៤.១១៩.២០៩	៦២.០២៦.៩៦៦	៩.០៨០.៩៨៣	៧.០៧១.៣៩៥	៣៦.៣៦៥.៣៣២	២៨.៨៥១.២៩១
សំវិធានធន នៃការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាន និងបុរេប្រទាន									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួល និងមូលបត្រ	១០	(៣១.៨០៧.២៧៦)	(៣៦.៩៣៧.១០៣)	(១២៧.៥៧៨.៩៨៤)	(១៥០.៥៥៥.៦៣២)	(១៤.៦៧០.៧៣៦)	(១៨.៧៣០.៩៦០)	(៥៨.៧៥៦.២៩៤)	(៧៦.៤២២.៣១៧)
ការកត់ត្រាត្រូវទ្រង់ប្រាក់/(សំវិធានធន) នៃការខាតបង់ឱនភាពនៃតម្លៃរបស់									
កិច្ចសន្យាក្រៅតារាងតុល្យការ	១០	១៤.៦៩៧	(២៣.៨៦៤)	៥៨.៩៥០	(៩៧.២៨៦)	៦.៣៣៩	១៩.៤០៦	២៥.៣៨៨	៧៩.១៧៦
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(៣១.៧៩២.៥៧៩)	(៣៦.៩៦០.៩៦៧)	(១២៧.៥២០.០៣៤)	(១៥០.៦៥២.៩៨២)	(៨.៣៣១.៣៩៧)	(១៨.៧១១.៥៥៤)	(៣៣.៣៦០.៩០៦)	(៩៦.២៤២.១៤១)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ		២២៤.២៦៦.៥២២	១៧២.៥៦៧.៣៦៩	៩០៦.៥៣២.២២៥	៧០៥.៣៣៩.៧៣០	១២៤.៦១៣.៤១៩	៩៨.៨៦៣.២៨៥	៥០៥.២០៩.២៣៤	៣៦៥.៧៤៤.២២១
ចំណូលផ្សេងៗសុទ្ធ	៣២	១៣.៩៣៥.៤៨០	១០.៧២៩.១៨៦	៥៥.៨៩៥.២១០	៤៣.៧៣២.១៦២	៦.៧៨៩.៧៤៣	៥.១៩៤.៩០៧	២៧.១៩២.៩២១	២១.១៩៥.២២១
ចំណាយប្រតិបត្តិការផ្សេងៗ	៣៣	(១៤៥.៦០០.១៣៤)	(១៣៤.៦៧៣.៩៤២)	(៥៨៤.០០២.១៥៣)	(៥៤៤.៩៣០.៩៨៤)	(៧៤.៤៩៣.២៩៩)	(៦៧.៨២៩.៤០១)	(២៩៨.៣៤៥.៦៦២)	(២៧៦.៧៤៣.៩៥៦)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១១១.០៨០.៨៨៩	៦៣.៥២២.៦១៣	៤៤៥.៥៤៥.២៨៦	២៣០.១៨០.៩០៦	៥៩.៣៦៦.៨៦២	៣៣.០២៧.៧៤១	២០៦.០៤៤.០៧៤	១៨៩.៤៩៥.៥៨៦
ចំណាយពន្ធលើប្រាក់ចំណេញ	៣៤(ខ)	(២២.២៤២.៤៣៩)	(១៣.០៩៧.៧៣៤)	(៤៩.២១៤.៤២៣)	(៥៣.៣៨៦.៣៦៤)	(១២.២២៣.៥៥៤)	(៧.១២៤.២៧៩)	(៤៨.៥៥៥.៣៣៤)	(២៩.០៦៧.០៥៤)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		៨៨.៨៣៨.៤៥០	៥០.៤២៤.៨៧៩	៣៩៦.៣៣០.៨៦៣	២៧៦.៧៩៤.៥៤២	៤៧.១៤៣.៣០៨	២៥.៩០៣.៤៦២	១៥៧.៤៨៨.៧៤០	១៦០.៤២៨.៥៣២
លទ្ធផលចំណេញលម្អិតផ្សេងៗ៖									
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅចំណេញឬខាត៖									
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២០.៩៦៣.២៣៤)	៣៦.៤៨៥.៩៩៨	-	-	(២៦.៦៣៥.៤១៩)	១២១.៣៦៧.៨៧១	
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញនៅក្រោបបន្ទាប់ទៅ									
ចំណេញ ឬខាត៖									
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទ									
ដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់		(១.១៩៥.២១៣)	(១.១៦១.០៣១)	(៤.៧៩៣.៩៩៩)	(៦.៥៧០.៦៣៤)	(៩៧៣.៣២៥)	(១.៧៣៦.០៨៣)	(៣.៨៩៨.១៦៧)	(៧.០៨៣.២១៩)
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		(១.១៩៥.២១៣)	(១.១៦១.០៣១)	(២៥.៧៩៧.៩៩៨)	(១២.១៤១.២៦៨)	(៩៧៣.៣២៥)	(១.៧៣៦.០៨៣)	(៣.៨៩៨.១៦៧)	(១១.០៨៣.២១៩)
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ		៨៧.៦៤៣.២៣៧	៤៩.២៦៣.៨៤៨	៣៧០.៥៣២.៨៦៥	២៦៤.៦៥៣.២៧៤	៣៧.១៧០.០០៣	២៤.១៦៧.៣៧៩	១៥៣.៥៩០.៥៧៣	១៤៩.៣៤៥.៣១៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៨៥ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	ធនាគារ									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
កិត្យត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៤.២៣៥.៤៥៩	៨៤១.២០៣.៥១៧	៣.៤០១.២៣៥.៤៩៤	២០៤.២០៤.៩៩៧	៨១៦.២៤៤.៩០៦	១.៤៩០.២៧៧.៧៤៨	៥.៩៩៤.៣៦៧.៩៣៥
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	៨៤.៨៣៤.៤១០	៣៥៦.៣៣០.៨៦៣	៨៤.៨៣៤.៤១០	៣៥៦.៣៣០.៨៦៣
<i>លទ្ធផលចំណេញលម្អិតផ្សេងៗ៖</i>										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់										
ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យ										
លំហូរសាច់ប្រាក់	-	-	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	(២០.៩៦៣.២៣៤)	-	-	-	(២០.៩៦៣.២៣៤)
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	(១.១៩៥.២១៣)	(២៥.៧៥៧.២៣៧)	៨៤.៨៣៤.៤១០	៣៥៦.៣៣០.៨៦៣	៨៧.៦៤៣.១៩៧	៣៣០.៥៧៣.៦២៦
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ភាគលាភបានបង់	-	-	-	-	-	-	(២៤.២៣៤.៩២៤)	(៩៤.៦៧៦.៦៥៤)	(២៤.២៣៤.៩២៤)	(៩៤.៦៧៦.៦៥៤)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៣០.១១០.៦០០	១២០.៧៧៣.៦១៧	(៣០.១១០.៦០០)	(១២០.៧៧៣.៦១៧)	-	-
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	៣០.១១០.៦០០	១២០.៧៧៣.៦១៧	(៥៤.៣៤៩.៥២៤)	(២១៩.៤៥០.២៧៥)	(២៤.២៣៤.៩២៤)	(៩៤.៦៧៦.៦៥៤)
កិត្យត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៤.២៣៥.៤៥៩	៨៧០.១១៤.៩០៤	៣.៤៩៦.២៥១.៨៧៤	២៣៨.៦៩៣.៤៨៣	៩៥៣.១២៥.៤៩៤	១.៥៥៣.៦៨២.០២១	៦.២៣០.២៦៤.៩០៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	ធនាគារ									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៤.២៣៥.៤៥៩	៧៦៥.១១៥.២៤៨	៣.១៧៨.៩៥២.៥៦៣	១៨២.៦៦១.៨២៥	៧២៩.១២០.០៦៧	១.៣៩២.៦៤៦.៣០៧	៥.៦៨៨.៩៦០.១៦៥
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	៥០.៧២៤.៨៧៩	២០៦.៧៥៤.៦០៦	៥០.៧២៤.៨៧៩	២០៦.៧៥៤.៦០៦
លទ្ធផលចំណេញលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់										
ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យ										
លំហូរសាច់ប្រាក់	-	-	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៨)	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៨)
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបក្នុង										
ការិយបរិច្ឆេទ	-	-	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៨)	៥០.៧២៤.៨៧៩	២០៦.៧៥៤.៦០៦	៤៩.១១២.៨៤៨	២០០.១៨៣.៩៦៨
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ភាគលាភបានបង់	-	-	-	-	-	-	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាម										
បទប្បញ្ញត្តិ	-	-	-	-	២៤.១៨៤.៧២៨	៩៨.៥៧៦.៩៥១	(២៤.១៨៤.៧២៨)	(៩៨.៥៧៦.៩៥១)	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	៣៦.៤៨៥.៩៩៨	-	-	-	៣៦.៤៨៥.៩៩៨
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	២៤.១៨៤.៧២៨	១៣៥.០៦២.៩៤៩	(៣៨.៩៩០.២០៨)	(១៥៩.៤២៧.៤៧៥)	(១៤.៨០៥.៤៨០)	(២៤.៣៦៤.៥២៦)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៤.២៣៥.៤៥៩	៧៨៧.៦៨៧.៩៤៥	៣.៣១៤.៤៤៤.៨៧៤	១៩៤.៣៩៦.៤៩៦	៧៧៦.៤៤៧.១៩៨	១.៤២៦.៩៥៣.៦៧៥	៥.៨៦៤.៧៧៥.៦០៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤៥ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធលើប្រាក់ចំណេញ		១១១.០៨០.៨៤៩	៦៣.៨២២.៦១៣	៤៤៥.៥៤៥.២៨៦	២៦០.១៤០.៩៧០
<i>និយ័តកម្មលើ៖</i>					
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	១០	៣១.៧៩២.៥៧៩	៣៦.៩៦០.៩៧១	១២៧.៥២០.០៣៤	១៥០.៦៥២.៩១៤
រំលស់របស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៣៣	១៣.១១២.២៣៧	១១.៥៦៣.២១៩	៥២.៥៩៣.១៨៣	៤៧.១៣១.៦៨១
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៧	៦.២៧៥.៥៤៨	៦.១៣៧.៨៣៣	២៥.១៧១.២២៣	២៥.០១៧.៤០៧
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៧(ក)	៤.៩៨៥.៩២៩	៥.១៤៧.៣៤៦	១៩.៩៩៨.៥៦១	២០.៩៨០.៥៨២
រំលស់លើទ្រព្យសកម្មអរូបី	១៦	២.៨២២.៥៨៥	១.២៤១.៦៦៧	១១.៣២១.៣៨៨	៥.២២៤.០៧៥
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង	២៧(ខ)	២៨៤.១១៩	-	១.១៣៩.៦០១	-
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៧(គ)	(១៦៤.៦៧៩)	៧៧៩.១១៣	(៦៦០.៥២៧)	៣.១៧៥.៦៦៥
លម្អៀងពីការរៀបចំប័ណ្ណសុទ្ធ		៥៩៧.៣៦៥	(៦១៤.៩២៤)	២.៣៩៦.០៣១	(២.៥០៦.៤៣០)
មូលនិធិសោធននិវត្តន៍		៤២៨.៩៨៨	៤២៦.៤៦៨	១.៧២០.៦៧១	១.៧៣៨.២៨៤
និយ័តកម្មលើទ្រព្យសម្បត្តិ និងបរិក្ខារ		៩៨.៩៧០	៤១.៩២៦	៣៩៦.៩៦៩	១៧០.៨៩០
និយ័តកម្មលើទ្រព្យសកម្មអរូបី		៥៣៦.១០២	៨៣.៨៣០	២.១៥០.៣០៥	៣៤១.៦៩១
ចំណូលភាគលាភ	៣២	(៥២៧)	(៤៦៥)	(២.១១៤)	(១.៨៩៥)
ចំណេញ ពីការលក់ទ្រព្យសម្បត្តិនិងបរិក្ខារនិងភតិសន្យា	៣២	(៨៥.៥០៩)	(៣៧៩.៨៥៥)	(៣៤២.៩៧៧)	(១.៥៤៨.២៨៩)
ចំណូលការប្រាក់សុទ្ធ		(២៥៦.០៥៩.១០១)	(២០៩.៥១០.៧៣៣)	(១.០២៧.០៥៣.០៥៤)	(៨៥៣.៩៦៥.៧៤៤)
ការខាតពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(៨៤.២៩៤.៥៥៥)	(៨៤.២៦០.៩៩១)	(៣៣៨.១០៥.៤២០)	(៣៤៣.៤៤៧.៧៩៩)
<i>បម្រែបម្រួលក្នុង៖</i>					
ប្រាក់បញ្ញើរបស់អតិថិជន		៥៦៩.៩១៦.៦៨៩	៥៧៧.៨៣៦.០០០	២.២៨៥.៩៣៥.៤៤០	២.៣៥៥.២៥៩.៥៣៦
បំណុលផ្សេងៗ		២៩.៦១១.០៣៧	៦៥.៥០៦.៥៣៨	១១៨.៧៦៩.៨៦៩	២៦៧.០០៤.៦៤៩
ទ្រព្យសកម្មផ្សេងៗ		(៦.២០១.១៦៧)	(៤៩.៤៩៣.១០៣)	(២៤.៨៧២.៤៨១)	(២០១.៧៣៣.៨៨៤)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(៨០.៤២៦.២១០)	(៣៥១)	(៣២២.៥៨៩.៥២៨)	(១.៤៣១)
ប្រាក់បញ្ញើនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		៧.៥៥៥.០៥២	(៥៦.៤២៧.១៥០)	៣០.៣០៣.៣១៤	(២២៩.៩៩៧.០៦៣)
ទុនបម្រុងកាតព្វកិច្ច		(៤២.១៦៨.៥៣៩)	(៣០.០៧១.៤៤៧)	(១៦៩.១៣៨.០១០)	(១២២.៥៧១.២១៤)
ឥណទាន និងបុរេប្រទាន		(២៣៥.៨៤៥.៦៣៩)	(៧៥.២៦៩.២០៥)	(៩៤៥.៩៧៦.៨៥៤)	(៣០៦.៧៩៧.២៨០)
លំហូរសាច់ប្រាក់បានពីប្រតិបត្តិការ		១៥៨.១៤៦.៦៧៨	៣៤៧.៨២០.២៩១	៦៣៤.៣២៦.៣២៦	១.៤១៧.៧១៥.៥០៦
ការប្រាក់បានទទួល		៤០៨.៧២៧.២៨២	៣៧៧.២៤១.០៣៣	១.៦៣៩.៤០៥.១២៨	១.៥៣៧.៦៣៤.៤៥១
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២៧(គ)	(៣.០៨៤.៨១០)	(៦៧២.៦០៧)	(១២.៣៧៣.១៧៣)	(២.៧៤១.៥៤៦)
ប្រាក់សោធននិវត្តន៍បានបង់		(៤២៨.៧៧០)	(៤២៦.៦៩៧)	(១.៧១៩.៧៩៦)	(១.៧៣៩.២១៧)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២៧(ក)	(៥.១២៣.០៣៧)	(៤.៨០១.១២៣)	(២០.៥៤៨.៥០១)	(១៩.៥៦៩.៣៧៧)
ពន្ធលើប្រាក់ចំណេញបានបង់	៣៤(ក)	(១៨.៨១៣.២៤១)	(៥.៧១៨.០៣៥)	(៧៥.៤៥៩.៩១០)	(២៣.៣០៦.៧១១)
ការប្រាក់បានបង់		(១២៥.៨១៤.០០៦)	(១២៤.៧៣៤.១៤៦)	(៥០៤.៦៥៦.០២២)	(៥០៨.៤១៦.៣៧៩)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ (យោងទៅទំព័របន្ទាប់)		៤១៣.៦០៦.០៩៦	៥៨៨.៧០៨.៧១៦	១.៦៥៨.៩៧៤.០៥២	២.៣៩៩.៥៧៦.៧២៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ					
(យោងពីទំព័រមុន)		៤១៣.៦០៦.០៩៦	៥៤៨.៧០៨.៧១៦	១.៦៥៤.៩៧៤.០៥២	២.៣៩៩.៥៧៦.៧២៧
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់បានមកពីការវិនិយោគដល់កំណត់		១៥១.៦៨៣.២៨៧	១១.៣៤៥.៤៩៩	៦០៤.៤០១.៦៦៤	៤៦.២៤៤.២៥៤
ការប្រាក់បានមកពីការវិនិយោគ		៣.២៤១.៧៣៦	១.៣៧៦.៥២០	១៣.០០២.៦០៣	៥.៦១០.៦៩៦
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១១៤.៥៥០	៣៨៩.១៧៩	៤៥៩.៤៦០	១.៥៨៦.២៩៤
ភាគលាភបានទទួល		៥២៧	៤៦៥	២.១១៤	១.៨៩៥
ការទិញទ្រព្យសកម្មអរូបី	១៦	(៦.៣៤៧.១៦៧)	(៩៤៤.០០៥)	(២៥.៤៥៤.៤៨៧)	(៣.៨៤៧.៧៦៤)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១៥	(១២.១១៦.៤៩៤)	(៩.១៧៦.៩៨៩)	(៤៨.៥៩៩.២៥៧)	(៣៧.៤០៥.៤០៧)
ការទិញ ការវិនិយោគហិរញ្ញវត្ថុ		(១៤០.៦០៨.៤៤៤)	(៤៤.៥៩៥.៨៤៤)	(៥៦៣.៩៨២.០៨៩)	(១៤១.៧៧២.៦៦០)
សាច់ប្រាក់ប្រើក្នុងសកម្មភាពវិនិយោគ		(៤.០៣២.៤០៩)	(៤១.៦០៥.១៧៥)	(១៦.១៧៣.៩៩២)	(១៦៩.៥៨២.៦៩២)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីមូលបត្របំណុល		៩៨.៨០៩.០៦១	-	៣៩៦.៣២៣.១៤៤	-
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៥០.០០០.០០០	១៤.៩៩៧.៥៣៩	២០០.៥៥០.០០០	៦១.១២៩.៩៦៩
ការទូទាត់បំណុលកតិសន្យា (ប្រាក់ដើម)	៣៧	(៦.០០៨.៤២០)	(៦.៩៨៥.២១៦)	(២៤.០៩៩.៧៧៣)	(២៨.៤៧១.៧៤០)
ការសងបំណុលបន្ទាប់បន្សំ		(១៥.៣៧៧.៥០០)	(១៥.១៧៧.៥០០)	(៦១.៦៧៩.១៥៣)	(៦១.៨៦៣.៤៩០)
ចំណាយការប្រាក់បានបង់		(៣២.៥២៩.៤៥៥)	(៣៥.២៩៣.៥៨៧)	(១៣០.៤៧៧.៦៤៤)	(១៤៣.៨៥៦.៦៦១)
ការទូទាត់ភាគលាភ		(២៤.២៣៨.៩២៤)	(១៤.៨០៥.៤៨០)	(៩៤.៦៧៦.៦៥៤)	(៦០.៨៥០.៥២៤)
ការសងប្រាក់កម្ចី		(១៣២.៥៦៤.០៩៤)	(១៦៥.៤០៣.៩៦៣)	(៥៣១.៧១៤.៥៩៧)	(៦៧៤.១៨៦.៥៥៣)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(១១.៩០៩.៣៣៦)	(២២២.៦៦៨.២០៧)	(២៤៩.៧៧២.៦៤១)	(៩០៨.០៩៤.៩៩៩)
ការកើនឡើង សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើម		៣៤៧.៦៦៤.៣៥១	៣២៤.៤៣៥.៣៣៤	១.៣៩៣.០២៧.៣៧៩	១.៣២១.៤៩៩.០៣៦
ការិយបរិច្ឆេទ					
លម្អៀងពីអត្រាប្តូរប្រាក់		២.៧២៣.៤៤៩.៩៣៦	២.២៤០.៧៤៩.២១៤	១០.៩៦១.៨៨៩.៩៩២	៩.១៥៣.៤៦០.៥៣៩
		-	-	(៣៩.៧៤៥.០៤០)	៦៧.៥៥២.៩១៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុង					
ការិយបរិច្ឆេទ	៣៦	៣.០៧១.១១៤.២៨៧	២.៥៦៥.១៨៤.៥៤៨	១២.៣១៤.១៦៧.២៤១	១០.៥៤២.៩០៨.៤៩២

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងទៀត គឺការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៥) និងការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៦)។

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

នៅអំឡុងដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ៧.៤៥២.៥៤៩ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ១០.១២៧.៣៣០ ដុល្លារអាមេរិក) និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលបានបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ១១២.៦១០ ដុល្លារអាមេរិក និងបំណុលកតិសន្យា មានទឹកប្រាក់ចំនួន ៧៧.៨៨២ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ១.៦១៩.១៨៩ ដុល្លារអាមេរិក និង ១.៧៣១.៩២០ ដុល្លារអាមេរិក) និងបានទទួលស្គាល់ខាតពីការបញ្ចប់ជាមុន មានទឹកប្រាក់ចំនួន ៣៤.៧២៨ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ចំណេញ ១១២.៧៣២ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២២ ដល់ទី២៤៥ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១. ព័ត៌មានទូទៅ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ABC” ឬ “ធនាគារ”) គឺជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេសដែល មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេល ៣ឆ្នាំ គិត ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារត្រូវបានធ្វើជាថ្មីម្តងទៀតទៅជាអាជ្ញា បណ្ណអចិន្ត្រៃយ៍។ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជោគជ័យនៅក្នុងការចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា (“ផមក”)។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តកម្មមូលបត្រកម្ពុជា (“ន.ម.ក”) បានអនុម័តសំណើរបស់ធនាគារសម្រាប់ភ្នាក់ងារ ទូទាត់សាច់ប្រាក់ ភ្នាក់ងារចុះបញ្ជី ភ្នាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (“ACS”) ដែលជា បុត្រសម្ព័ន្ធកាន់កាប់ដោយធនាគារ ជាភ្នាក់ងារមូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែតងនៅលើ ទីផ្សារមូលបត្រកម្ពុជា។ ទោះជាយ៉ាងណា ធនាគារនៅមិនទាន់បានបោះផ្សាយមូលបត្របំណុលបែតងណាមួយនោះទេ ដោយ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្តោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសកម្មភាពអាជីវកម្ម ដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

ធនាគារ និងបុត្រសម្ព័ន្ធចំនួន៤របស់ខ្លួន (ដែលហៅថា “សម្ព័ន្ធធនាគារ”) កំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (“PDR”) និងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ សកម្មភាព ចម្បងៗរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៣ លើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នោះពេល។ បច្ចុប្បន្នសម្ព័ន្ធធនាគារមានចំនួន ២៦៥ ការិយាល័យទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធធនាគារ និងធនាគារ មានបុគ្គលិកចំនួន ១៣.៤១១ នាក់ និង ១១.៩៥៩ នាក់ រៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១៣.៤៥៤ នាក់ និង ១១.៩៧១ នាក់ រៀងគ្នា)។

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល និង ដោយឡែកឆ្នោះពេល គិតត្រឹម និង សម្រាប់រយៈពេល ៣ខែ និង៦ខែ ដែល បានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានអនុម័ត និង អនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២៥។

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត

គោលនយោបាយគណនេយ្យជាសារវន្តខាងក្រោមនេះ ត្រូវបានអនុវត្តដោយសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលនេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម។

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”)។ របាយការណ៍ហិរញ្ញវត្ថុរួមនិង ដោយឡែកឆ្នោះពេល ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែធាតុមួយចំនួនដែលមិនត្រូវបាន រៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមមានដូចជា៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ (ត)

- ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងនិស្សន្ទ ដែលបានកំណត់តម្លៃតាមតម្លៃសមស្រប
- ទ្រព្យសកម្ម ដែលរក្សាទុកសម្រាប់លក់ ដែលត្រូវបានវាស់វែងនៅតម្លៃទាបជាងតម្លៃយោងរបស់វា និងតម្លៃសមស្របដកថ្លៃដើមក្នុងការលក់។
- ការអនុវត្ត ស.គ.អ.ក ២៩ “ការវាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ច ដែលមានអតិផរណាខ្ពស់” សម្រាប់ការវាយការណ៍របស់សម្ព័ន្ធធនាគារ ជាតិបង្ការ (LAK)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល អនុលោមទៅតាម ស.វ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យសំខាន់ៗ។ ភាគីតម្រូវឱ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ផ្នែកពាក់ព័ន្ធនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញដែលមានកម្រិតខ្ពស់ ឬផ្នែកណាមួយដែលមានការសន្មត និងមានការប៉ាន់ស្មានជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៤។ បន្ថែមពីលើរបាយការណ៍ហិរញ្ញវត្ថុរួម ធនាគាររៀបចំរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ដោយពិចារណាលើសមតុល្យរបស់ធនាគារ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងសមតុល្យរួម របស់សម្ព័ន្ធធនាគារ ដូច្នេះធ្វើឱ្យរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារមានសារៈសំខាន់សម្រាប់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់។

សម្ព័ន្ធធនាគារ និងធនាគារ លាតត្រដាងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលដោយផ្អែកលើសន្ទនីយភាព។ ជាទូទៅទ្រព្យសកម្ម និងបំណុល ដែលត្រូវបានរំពឹងថានឹងប្រមូលបានមកវិញ ឬបានទូទាត់លើសពីដប់ពីរខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ គឺត្រូវចាត់ទុកជាទ្រព្យសកម្មរយៈពេលវែង និងបំណុលរយៈពេលវែង។

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលជាភាសាអង់គ្លេស ត្រូវបានរៀបចំចេញពីរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលជាភាសាខ្មែរ។ ក្នុងករណីមានទំនាស់ ឬការបកស្រាយខុសគ្នារវាងភាសាទាំងពីរ ត្រូវយករបាយការណ៍ហិរញ្ញវត្ថុភាសាខ្មែរជាគោល។

(ខ) ការប្រើប្រាស់ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម

(1) ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មដែលចូលជាធរមាននៅក្នុងអំឡុងការិយបរិច្ឆេទ

សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តស្តង់ដាគណនេយ្យ និងការបកស្រាយទាំងអស់គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មត្រូវបានរាយតម្លៃថាអាចអនុវត្តបាន ហើយមិនមានផលប៉ះពាល់ជាសារវន្តដល់របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដូចខាងក្រោម៖

- កង្វះខាតនៃការផ្លាស់ប្តូរ (វិសោធនកម្មលើ ស.គ.អ.ក ២១)

វិសោធនកម្មប៉ះពាល់ដល់ធនាគារ ដែលមានប្រតិបត្តិការ ឬប្រតិបត្តិការជាប្រតិបត្តិបរិច្ឆេទស ដែលមិនអាចផ្លាស់ប្តូរទៅជាប្រតិបត្តិបរិច្ឆេទផ្សេងទៀតនាកាលបរិច្ឆេទវាស់វែងសម្រាប់គោលបំណងជាក់លាក់មួយ។ រូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលមានលទ្ធភាពទទួលបានរូបិយប័ណ្ណផ្សេងទៀត (ជាមួយនឹងការពន្យារពេលរដ្ឋបាលធម្មតា) ហើយប្រតិបត្តិការនឹងប្រព្រឹត្តទៅតាមរយៈទីផ្សារ ឬយន្តការប្តូរប្រាក់ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន។ ការរាយតម្លៃលទ្ធភាពផ្លាស់ប្តូររវាងរូបិយប័ណ្ណទាំងពីរតម្រូវឱ្យមានការវិភាគនៃកត្តាផ្សេងៗគ្នា ដូចជាពេលវេលាសម្រាប់ការផ្លាស់ប្តូរ លទ្ធភាពទទួលបានរូបិយប័ណ្ណផ្សេងទៀត ទីផ្សារ ឬយន្តការផ្លាស់ប្តូរ គោលបំណងនៃការទទួលបានរូបិយប័ណ្ណផ្សេងទៀត និងលទ្ធភាពទទួលបានត្រឹមតែចំនួនកំណត់នៃរូបិយប័ណ្ណផ្សេងទៀត។

នៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរទៅជាប្រតិបត្តិបរិច្ឆេទផ្សេងទៀត អត្រាប្តូរប្រាក់ស្តង់ដារប្រមាណ។ គោលបំណងក្នុងការប៉ាន់ប្រមាណអត្រាប្តូរប្រាក់ស្តង់ដារ នាកាលបរិច្ឆេទវាស់វែងគឺដើម្បីកំណត់អត្រា ដែលប្រតិបត្តិការប្តូរប្រាក់មានរបៀបរៀបរយនឹងប្រព្រឹត្តទៅនៅថ្ងៃនោះរវាងអ្នកចូលរួមទីផ្សារក្រោមលក្ខខណ្ឌសេដ្ឋកិច្ចដែលកំពុងមាន។

វិសោធនកម្មក៏បានកំណត់នូវក្របខណ្ឌមួយ ដែលអង្គភាពអាចកំណត់អត្រាប្តូរប្រាក់ស្តង់ដារនាកាលបរិច្ឆេទវាស់វែងដោយប្រើអត្រាប្តូរប្រាក់ ដែលអាចសង្កេតបានដោយមិនចាំបាច់មានការកែតម្រូវ ឬបច្ចេកទេសប៉ាន់ស្មានផ្សេងទៀត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ខ) ការប្រើប្រាស់ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម (ត)

(ii) ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលមិនទាន់មានប្រសិទ្ធភាពនៅឡើយ និងមិនទាន់បានអនុវត្ត

ស្តង់ដាគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដាគណនេយ្យត្រូវបានបោះពុម្ពផ្សាយ ដែលមិនមែនជាកាតព្វកិច្ចសម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ហើយក៏មិនត្រូវបានអនុវត្តមុនដោយសម្ព័ន្ធធនាគារ និងធនាគារផងដែរ។

- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ-វិសោធនកម្មលើ ស.រ.ទ.ហ.អ.ក ៩ និងស.រ.ទ.ហ.អ.ក ៧ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៦)

សម្ព័ន្ធធនាគារ និងធនាគារ មិនរំពឹងថាការអនុវត្តវិសោធនកម្មស្តង់ដាគណនេយ្យដែលបានរៀបរាប់ខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារនាពេលអនាគតនោះទេ។

- ស.រ.ទ.ហ.អ.ក ១៨ ការដាក់បង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧)

ស.រ.ទ.ហ.អ.ក ១៨ នឹងជំនួស ស.គ.អ.ក ១ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដែលណែនាំនូវតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនស្រដៀងគ្នា និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងកាន់តែមានតម្លាភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា ស.រ.ទ.ហ.អ.ក ១៨ មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងផ្សេងៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ក៏ផលប៉ះពាល់របស់វាចំពោះការបង្ហាញ និងការលាតត្រដាងត្រូវបានគេរំពឹងថានឹងមានការប៉ះពាល់ខ្លះៗ ជាពិសេសខ្លះពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ និងការផ្តល់នូវវិធានការអនុវត្ត ដែលកំណត់ដោយគណៈគ្រប់គ្រងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិតនៃការអនុវត្តស្តង់ដាថ្មី លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារ នឹងអនុវត្តស្តង់ដាថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តប្រតិបត្តិការត្រូវបានតម្រូវ ដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ នឹងត្រូវរាយការណ៍ឡើងវិញ ដោយអនុលោមតាម ស.រ.ទ.ហ.អ.ក ១៨ ។

(គ) របាយការណ៍ហិរញ្ញវត្ថុរួម

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធមានអភិបាលភាព។ សម្ព័ន្ធអភិបាលទៅលើក្រុមហ៊ុនមួយនៅពេលដែលសម្ព័ន្ធប្រឈម ឬមានសិទ្ធិចំពោះផលអចរណ៍ការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅលើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដែលបានរៀបចំសម្រាប់ដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពត្រូវបានផ្ទេរទៅឱ្យ ធនាគារ និងបញ្ចប់ការរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធធនាគារ ត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល ឆ្លុះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានផ្លាស់ប្តូរដើម្បីធានាឱ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយសម្ព័ន្ធធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារន្ត (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(ii) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមផ្ទៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្កនៅក្នុងរបាយការណ៍ដោយឡែកចន្លោះពេលរបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃតបស្នងដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេល។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនាពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

(iii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព

ប្រតិបត្តិការជាមួយភាគកម្មមិនមានអភិបាលភាព (“NCI”) ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីភាគកម្មមិនមានអភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញត្រូវបានកត់ត្រាដកចេញពីមូលធន។ ករណីមានការលក់ភាគកម្មមិនមានអភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានទទួលនិងចំណែកភាគហ៊ុនពាក់ព័ន្ធនៃភាគកម្មមិនមានអភិបាលភាពដែលបានលក់ក៏ត្រូវកត់ត្រាក្នុងមូលធនដែរ។

(iv) ភាគកម្មមិនមានអភិបាលភាព

ភាគកម្មមិនមានអភិបាលភាពត្រូវបានវាស់វែងដំបូង តាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់អត្តសញ្ញាណនៅកាលបរិច្ឆេទនៃការទិញ។

ការផ្លាស់ប្តូរភាគកម្មនៅក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន។

អង្គភាពមានជម្រើសតាមមូលដ្ឋានរួមបញ្ចូលគ្នា ដើម្បីវាស់វែងភាគកម្មមិនមានអភិបាលភាពណាមួយ ក្នុងការទិញតាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់អត្តសញ្ញាណនៃការទិញ ឬតាមតម្លៃសមស្រប។ សម្ព័ន្ធធនាគារ បានជ្រើសរើសរក្សាវិធីសាស្ត្រមុន។

ភាគកម្មមិនមានអភិបាលភាព នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកំណត់ដាច់ដោយឡែកពីមូលធនរបស់សម្ព័ន្ធធនាគារ។ បន្ទាប់ពីការទិញ តម្លៃចុះបញ្ជីរបស់ភាគកម្មមិនមានអភិបាលភាព គឺជាចំនួននៃភាគកម្មទាំងនោះ ដែលបានទទួលស្គាល់ដំបូងបូកនឹងចំណែករបស់ភាគកម្មមិនមានអភិបាលភាពនៃបម្រែបម្រួលមូលធនបន្តបន្ទាប់។

(v) គណនេយ្យសម្រាប់អតិផរណាខ្ពស់

សម្ព័ន្ធធនាគារបានអនុម័តគណនេយ្យអតិផរណាខ្ពស់សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ដោយសារកំណើនអតិផរណាបន្តបន្ទាប់គ្នារយៈពេលបីឆ្នាំចុងក្រោយ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លើសពី១០០% ក្នុងឆ្នាំ២០២៤ ដូច្នេះសម្ព័ន្ធធនាគារ បានអនុម័តគណនេយ្យអតិផរណាខ្ពស់ សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងបន្តបន្ទាប់ (ឧទាហរណ៍៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥) ចំពោះប្រតិបត្តិការរបស់សម្ព័ន្ធធនាគារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២ សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(v) គណនេយ្យសម្រាប់អតិផរណាខ្ពស់ (ត)

របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេលរបស់សម្ព័ន្ធធនាគារ រួមមាន របាយការណ៍លទ្ធផលចន្លោះពេល និងស្ថានភាព ហិរញ្ញវត្ថុចន្លោះពេល នៃប្រតិបត្តិការរបស់ខ្លួននៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវបានកំណត់ឡើងវិញ ទៅតាមឯកតារវាស់វែងបច្ចុប្បន្ន នៅចុងការិយបរិច្ឆេទ។ ចំណេញ ឬខាតលើរូបិយវត្ថុសុទ្ធ ត្រូវបានបង្ហាញនៅក្នុង “ចំណូល ផ្សេងៗ” ដែលជាធាតុចំណេញ ឬខាត។

របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល របស់សម្ព័ន្ធធនាគារនេះ ដែលចំនួនទឹកប្រាក់ទាំងអស់នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុចន្លោះពេលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ទ្រព្យសកម្ម បំណុល មូលធន ចំណូល និងចំណាយ) ត្រូវប្រែសម្រួលទៅតាម អត្រាចុងគ្រា នាការបរិច្ឆេទ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលចុងក្រោយបំផុត។ តួលេខប្រៀបធៀប ដែល បង្ហាញជាប្រភេទប័ណ្ណមានស្ថេរភាព មិនត្រូវបានធ្វើនិយ័តកម្មសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងកម្រិតតម្លៃ ឬអត្រាប្តូរប្រាក់ ទេ។

ក្នុងការិយបរិច្ឆេទរបាយការណ៍ ដែលកំណត់បានថាកើតមានអតិផរណាខ្ពស់ សម្ព័ន្ធធនាគារត្រូវអនុវត្ត ស.គ.អ.ក ២៩ ការរាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ ប្រៀបដូចជាសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ តែងតែជាប្រទេសដែលមានសេដ្ឋកិច្ចក្នុងអតិផរណាខ្ពស់។ នៅពេលដែល ស.គ.អ.ក ២៩ ត្រូវបានអនុវត្តជា លើកដំបូង វានឹងមានភាពខុសគ្នាមួយកើតឡើងរវាង៖

- ការរាយការណ៍បិទបញ្ជីមូលធន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ដែលត្រូវបានប្រើប្រាស់អត្រាប្តូរប្រាក់បិទបញ្ជី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣) និង
- ការរាយការណ៍មូលធនដើមគ្រានាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (ដែលត្រូវបានកំណត់ឡើងវិញទៅតាមឯកតា រវាស់វែងបច្ចុប្បន្ននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានប្រែសម្រួលដោយប្រើអត្រាប្តូរប្រាក់បិទបញ្ជីនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) ។

សម្ព័ន្ធធនាគារទទួលស្គាល់ភាពខុសគ្នានេះ ជានិយ័តកម្មបម្រែបម្រួលរូបិយប័ណ្ណសុទ្ធ ក្នុងលទ្ធផលលម្អិតផ្សេងៗ ។

នៅពេលអនុវត្ត ស.គ.អ.ក ២៩ សម្រាប់គ្រាបន្តបន្ទាប់ សម្ព័ន្ធធនាគារធ្វើការទទួលស្គាល់រួមបញ្ចូលគ្នានូវផលប៉ះពាល់ នៃ ការកំណត់ឡើងវិញ ដោយអនុលោមតាម ស.គ.អ.ក ២៩ និងការប្រែសម្រួលយោងទៅតាម ស.គ.អ.ក ២១ ជាបម្រែបម្រួលសុទ្ធ នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

សន្ទស្សន៍តម្លៃដែលប្រើប្រាស់សម្រាប់ការអនុវត្តគណនេយ្យអតិផរណាខ្ពស់គឺជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលត្រូវ បានបោះផ្សាយដោយធនាគារកណ្តាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ បម្រែបម្រួល នៅក្នុងសន្ទស្សន៍តម្លៃ ទំនិញប្រើប្រាស់សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ គឺ ២៥១,៤០% (៣១ ខែធ្នូ ឆ្នាំ២០២៤ ២៤៣,៥២%)។

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃ បរិស្ថានសេដ្ឋកិច្ចសំខាន់ ដែលក្រុមហ៊ុនប្រើនៅក្នុងកិច្ចប្រតិបត្តិការ (“រូបិយប័ណ្ណមុខងារ”)។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស (ត)

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រតិបត្តិការផ្សេងៗក្រៅពី US\$ លើកលែងតែប្រតិបត្តិការ គឺបង្កើន របស់សម្ព័ន្ធធនាគារដែលស្ថិតក្រោម ការអនុវត្តគណនេយ្យអតិផរណាខ្ពស់ដែលបានពន្យល់ខាងលើ ត្រូវបានប្រែសម្រួលទៅជាប្រតិបត្តិការមុខងារ តាមអត្រាប្តូរប្រាក់ នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេស ដែលកំណត់ជាប្រតិបត្តិការផ្សេងៗ ក្រៅពី US\$ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

(iii) សម្ព័ន្ធធនាគារ

របាយការណ៍លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុ ចន្លោះពេលនៃកិច្ចប្រតិបត្តិការក្រៅប្រទេស (លើកលែងតែកិច្ចប្រតិបត្តិការដែលមានរូបិយប័ណ្ណមុខងារ ជាប្រតិបត្តិការស្ថិតក្រោមសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់) ដែលមានរូបិយប័ណ្ណមុខងារខុសគ្នាពីរូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ធនាគារ ត្រូវបានប្រែសម្រួលទៅជាប្រតិបត្តិការសម្រាប់ការបង្ហាញដូចខាងក្រោម៖

- ក) ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនីមួយៗដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- ខ) ប្រាក់ចំណូល និងចំណាយ សម្រាប់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលនីមួយៗ ដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាមធ្យម (លើកលែងតែអត្រាប្តូររូបិយប័ណ្ណមធ្យមនេះ មិនមែនជាភាពប្រហាក់ប្រហែលសមហេតុផលនៃផលប៉ះពាល់បង្ករបស់អត្រា នៅកាលបរិច្ឆេទប្រតិបត្តិការក្នុងករណីដែលចំណូល និងចំណាយ ត្រូវបានប្រែសម្រួលតាមអត្រានៅកាលបរិច្ឆេទនៃប្រតិបត្តិការនេះ) និង
- គ) រាល់ភាពខុសគ្នានៃលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជាសមាសធាតុដាច់ដោយឡែកនៃមូលធន។

ជាមធ្យមលម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្រែសម្រួល នៃការវិនិយោគសុទ្ធនៅក្នុងកិច្ចប្រតិបត្តិការបរទេសណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ នៅក្នុងមូលដ្ឋាននៃការរួមបញ្ចូលគ្នា។ នៅពេលកិច្ចប្រតិបត្តិការបរទេស ត្រូវបានលក់ដោយផ្នែកលម្អៀងពីការប្តូរ រូបិយប័ណ្ណ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ដែលជាចំណេញ ឬខាតពីការលក់ ។

លទ្ធផលចន្លោះពេល និងស្ថានភាពហិរញ្ញវត្ថុចន្លោះពេល របស់កិច្ចប្រតិបត្តិការដែលមានរូបិយប័ណ្ណមុខងារ ជាប្រតិបត្តិការនៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ ត្រូវបានប្តូរទៅជាប្រតិបត្តិការសម្រាប់បង្ហាញដូចខាងក្រោម ៖

- ចំនួនទឹកប្រាក់ទាំងអស់ (ទ្រព្យសកម្ម បំណុល មូលធន ចំណូល និងចំណាយ) ត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនាការិយបរិច្ឆេទ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលចុងក្រោយបំផុត ។
- នៅពេលដែលចំនួនទឹកប្រាក់ត្រូវបានប្តូរទៅជាប្រតិបត្តិការនៃសេដ្ឋកិច្ចដែលមិនមានអតិផរណាខ្ពស់នោះ ចំនួនទឹកប្រាក់ប្រៀបធៀប គឺជាចំនួនដែលត្រូវបានដាក់បង្ហាញជាចំនួនទឹកប្រាក់ការិយបរិច្ឆេទបច្ចុប្បន្ននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលការិយបរិច្ឆេទមុន ដែលពាក់ព័ន្ធ (ពោលគឺមិនត្រូវបានកែសម្រួលសម្រាប់ការផ្លាស់ប្តូរជាបន្តបន្ទាប់នៃកម្រិតតម្លៃ ឬការផ្លាស់ប្តូរជាបន្តបន្ទាប់នៃអត្រាប្តូរប្រាក់ឡើយ) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងលើកដំបូង

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់លើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និង មូលបត្របំណុល នៅកាលបរិច្ឆេទដែលកើតមាន។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមមានការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីនៃកិច្ចសន្យារបស់ឧបករណ៍។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬកន្លះឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ចំណាយប្រតិបត្តិការដែលកើតមកពីការទិញ ឬចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

(ii) ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាថ្លៃដើមបានរំលស់តម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ឬតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (“FVOCI”)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្មក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលត្រូវទូទាត់តែប្រាក់ដើម និងការប្រាក់ តាមបរិមាណប្រាក់ដើមនៅជំពាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបានបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុក ដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលជា SPPI។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ សម្ព័ន្ធធនាគារ និង ធនាគារ ត្រូវអាចជ្រើសរើសជាស្ថាពរដើម្បីបង្ហាញការប្រែប្រួលតម្លៃសមស្របនៅគ្រាបន្ទាប់ក្នុងលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋានតាមការវិនិយោគនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធធនាគារ និង ធនាគារ មិនបានជ្រើសរើសដូច្នេះឡើយ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សម្ព័ន្ធធនាគារ និងធនាគារមិនមានទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ទេ។

បន្ថែមពីនេះទៀត ការទទួលស្គាល់ដំបូង សម្ព័ន្ធធនាគារ និងធនាគារអាចកំណត់ជាស្ថាពរនូវទ្រព្យសកម្មហិរញ្ញវត្ថុដែលបំពេញតាមតម្រូវការ ហើយត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ FVOCI ឬ FVTPL ប្រសិនបើអនុវត្តដូច្នេះការលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតមានឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃម៉ូដែលអាជីវកម្ម

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃម៉ូដែលអាជីវកម្ម ដែលទ្រព្យសកម្មមួយត្រូវបានកាន់កាប់ ក្នុងកម្រិតសម្បទានស៊ីលីដីមួយ ព្រោះវាឆ្លុះបញ្ចាំងបានល្អបំផុតអំពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មាន ដែលបានផ្តល់ជូនអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានចែងសម្រាប់សម្បទានស៊ីលីដី និងការអនុវត្តជាក់ស្តែងនូវគោល នយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់ តាមកិច្ចសន្យារក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញ វត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសម្បទានស៊ីលីដីនិងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារនិង ធនាគារ
- ហានិភ័យដែលជះឥទ្ធិពលដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែល អាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់ផ្អែកលើតម្លៃសមស្របនៃ ទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណនិងរយៈពេលនៃការលក់ក្នុងត្រាមុន មូលហេតុនៃការលក់ទាំងនោះ និងការរំពឹងទុកអំពី សកម្មភាពនៃការលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពនៃការលក់មិនត្រូវ បានយកមកពិចារណាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទាំងមូលនៃវិធីសាស្ត្រដែលសម្ព័ន្ធ ធនាគារ និងធនាគារ បានចែងអំពីគោលបំណងសម្រាប់សម្រេចបានការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងវិធី សាស្ត្រក្នុងការទទួលបានលំហូរសាច់ប្រាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទុកសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបាន វាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនទុកសម្រាប់ប្រមូល សាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនទុកសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជា SPPI

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ លើកដំបូង។ “ការប្រាក់” គឺជាតម្លៃបង្កើនមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និង សម្រាប់ហានិភ័យឥណទានដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើម នៅជាប់ជំពាក់ ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃថាតើលំហូរ សាច់ប្រាក់តាមកិច្ចសន្យា គឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ដែរឬទេ។ រួមបញ្ចូលការវាយតម្លៃថាតើទ្រព្យសកម្ម ហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែល មិនអាចបំពេញ តាមលក្ខខណ្ឌនេះបាន។

ក្នុងការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាទៅលើ៖

- ព្រឹត្តិការណ៍ជាយថាហេតុដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជា SPPI (ត)

- លក្ខណៈពិសេសជាអាទិភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការទាមទារមកវិញនូវលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានមានទ្រព្យដាក់បញ្ចាំជាក់លាក់) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃស្មើនឹងអំពើពលវេលានៃការប្រើប្រាស់ទឹកប្រាក់ (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមរយៈពេលកំណត់)។

សម្ព័ន្ធធនាគារ និងធនាគារមានសំពៀតឥណទានមានអត្រាថេររយៈពេលវែង ដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសស្នើឱ្យកែប្រែអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការកំណត់ជាថ្មីឡើងវិញ តាមរយៈពេលកំណត់។ សិទ្ធិកំណត់ឡើងវិញទាំងនេះ ត្រូវបានកម្រិតតាមអត្រាទីផ្សារនៅពេលមានការកែប្រែដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសក្នុងការទទួលយកអត្រាការប្រាក់ ដែលបានកែតម្រូវ ឬសងប្រាក់ដើមឥណទានដោយមិនមានការពិន័យ។ សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឥណទានទាំងនេះ គឺជា SPPI ពីព្រោះជម្រើសមានការផ្លាស់ប្តូរអត្រាការប្រាក់តាមរបៀបមួយដែលជាតម្លៃស្មើនឹងសម្រាប់ពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ ហានិភ័យឥណទាន និងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀតព្រមទាំងចំណាយទាក់ទងនឹងចំនួនប្រាក់ដើមដែលនៅជាប់ជំពាក់។

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយសម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានធានាដោយទ្រព្យដាក់បញ្ចាំពីអតិថិជនបានកម្រិតសម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារលំហូរសាច់ប្រាក់របស់ទ្រព្យដាក់បញ្ចាំ (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះ បំពេញតាមលក្ខខណ្ឌទូទាត់តែប្រាក់ដើម និងការប្រាក់ដែរឬទេ។ ជាទូទៅ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃសំណងឥណទានដែរឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារនៃការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលទ្រព្យដាក់បញ្ចាំពេញលេញ
- វិសាលភាពដែលទ្រព្យដាក់បញ្ចាំបង្ហាញពីទ្រព្យសកម្មរបស់អតិថិជនទាំងអស់ឬជាផ្នែកណាមួយ និង
- ថាតើសម្ព័ន្ធធនាគារនិងធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនតម្លៃនៃទ្រព្យសកម្មនេះឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់លើកដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលបន្ទាប់ពីសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ បានចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួន ក្រៅពីការធានាហិរញ្ញវត្ថុ និងការសន្យាផ្តល់ ឥណទាន តាមថ្លៃដើមបានរំលស់ ឬ FVTPL។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណុល ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ទេ។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិតាមកិច្ចសន្យាក្នុងការទទួល លំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ [សូមមើលកំណត់សម្គាល់២(ង)(iv)] ឬការផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់ តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលរាល់ហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាប់ទាក់ទងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់ នៃភាពជាប់ទាក់ទងសិទ្ធិ ហើយមិនរក្សាអតិបាលភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុឡើយ។

នៅពេលដែលមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃ យោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូល ទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលបានទទួលយក) និង (ii). ចំណេញ ឬខាតសរុបបង្ក ដែលបានទទួល ស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

ការចំណេញ ឬខាតសរុបបង្ក ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ទាក់ទងនឹងមូលបត្រវិនិយោគ មូលធន ដែលបានកំណត់ជា FVOCI មិនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត នៅពេលដែលមានការឈប់ទទួល ស្គាល់នូវមូលបត្របែបនេះឡើយ។ ភាគកម្មលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានផ្ទេរហើយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការ ឈប់ទទួលស្គាល់ដែលត្រូវបានបង្កើត ឬរក្សាទុកដោយ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្ម ឬ បំណុលដាច់ដោយឡែក។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុមួយ នៅពេលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានបោះបង់ ចោល ឬត្រូវបានលុបចោល ឬផុតកាលកំណត់។

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើលំហូរសាច់ ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំងឬទេ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើភាពខុសគ្នា ផ្សេងទៀត ក្នុងចំណោមភាពខុសគ្នាទាំងនោះដូចខាងក្រោម៖

- ថាតើប្រសិនបើអ្នកខ្ចីមានការលំបាកផ្នែកហិរញ្ញវត្ថុ ការកែប្រែនេះគ្រាន់តែជាការកាត់បន្ថយលំហូរសាច់ប្រាក់តាម កិច្ចសន្យាទៅនឹងចំនួនទឹកប្រាក់ ដែលអ្នកខ្ចីត្រូវបានគេរំពឹងថានឹងអាចទូទាត់បានដែរឬទេ
- ថាតើលក្ខខណ្ឌថ្មីសំខាន់ៗទាំងឡាយដែលត្រូវបានណែនាំ ថានឹងមានផលប៉ះពាល់ដល់ទម្រង់ ហានិភ័យនៃ ប្រាក់កម្ចីដែរឬទេ
- ការពន្យារពេលលក្ខខណ្ឌកម្ចីជាសារវន្តនៅពេលដែលអ្នកខ្ចីមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ការផ្លាស់ប្តូរជាសារវន្តនៃអត្រាការប្រាក់
- ការផ្លាស់ប្តូររូបិយប័ណ្ណ ដែលត្រូវបានកំណត់នៅក្នុងឥណទាន និង/ឬ
- ការរួមបញ្ចូលទ្រព្យបញ្ចាំ ទ្រព្យតម្កល់នានា ឬការពង្រឹងឥណទាន ដែលនឹងមានឥទ្ធិពលលើហានិភ័យឥណទានជាសារវន្តដែលពាក់ព័ន្ធនឹងឥណទាន ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកាលកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ [សូមមើលកំណត់សម្គាល់លេខ២(ង)(iii)] ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមួយត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ឬក៏នឹងចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានកត់ត្រាដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និង ថ្លៃសេវាដែលជាសំណងនៃចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងលើកដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើការឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមានៃលក្ខខណ្ឌតាមកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ នោះត្រូវពិចារណាជាដំបូងថាតើផ្នែកមួយនៃទ្រព្យសកម្ម គួរតែត្រូវបានលុបចេញពីបញ្ជី មុនពេលធ្វើការកែប្រែកើតឡើងដែរឬទេ [សូមមើលកំណត់សម្គាល់២(ង)(vii)គោលនយោបាយការលុបចេញពីបញ្ជី]។ វិធីសាស្ត្រនេះមានផលប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ ជាធម្មតាមិនបានបំពេញករណីទាំងនេះទេ។

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះសម្ព័ន្ធធនាគារ និងធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញ ឬខាត នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបានដែលជាផ្នែកមួយនៃការធ្វើការកែប្រែពីការកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើការកែប្រែ និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែប្រែនោះ។

ប្រសិនបើការកែប្រែនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ [សូមមើលកំណត់សម្គាល់២(ង)(vii)] នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃរបស់ទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត ត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព [សូមមើលកំណត់សម្គាល់លេខ២(១)]។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយ លំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីមួយ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នងដែលបានទូទាត់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងដែលបានទូទាត់រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលថ្មី រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមបានរំលស់នៃបំណុល ត្រូវបានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលការកែប្រែ។ រាល់ចំណាយ និងថ្លៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ។

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល លុះត្រាតែសម្ព័ន្ធធនាគារ ឬធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏លក់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធនៅពេលដែលត្រូវបានអនុញ្ញាតដោយ ស.រ.ទ.ហ.អ.ក ឬ សម្រាប់ចំណេញ និងខាត ដែលកើតឡើងពីក្រុមនៃប្រតិបត្តិការស្រដៀងគ្នា ដូចជានៅក្នុងសកម្មភាពជួញដូររបស់សម្ព័ន្ធធនាគារ និងធនាគារ។

(vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានានៅកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលសម្ព័ន្ធធនាគារ និងធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការទេដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចតម្រូវឱ្យសង។

សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមនៃតម្លៃសមស្របនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ក្នុងអំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii) ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

- ឥណទាន និងបុរេប្រទាន
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាផ្តល់ឥណទានដែលបានបោះផ្សាយ។

សម្ព័ន្ធធនាគារ និងធនាគាររាស់វែង សំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាល លើកលែងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានរាស់វែងតាម ECL ១២ ខែ ដូចខាងក្រោមនេះ៖

- មូលបត្រវិនិយោគបំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទនៃការរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីឥណទាន និងបុរេប្រទាន) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

សំវិធានធនលើការខាតបង់សម្រាប់ឥណទាន និងបុរេប្រទាន គឺជា ECL រយៈពេល១២ខែ ដែលត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈពេលដែល ECL ពេញមួយអាយុកាលត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើមូលបត្រវិនិយោគបំណុលមួយចំនួនមានហានិភ័យឥណទានទាប នៅពេលដែលចំណាត់ថ្នាក់ហានិភ័យឥណទានរបស់វាស្មើទៅនឹងនិយមន័យ ដែលត្រូវបានគេស្គាល់ជាសកលនៃ “ថ្នាក់វិនិយោគ”។ សម្ព័ន្ធធនាគារ និងធនាគារមិនអនុវត្តការលើកលែងហានិភ័យឥណទានទាបចំពោះឧបករណ៍ហិរញ្ញវត្ថុដទៃទៀតឡើយ។

ECL ១២ ខែ គឺជាផ្នែកនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល ១២ ខែរបស់ឧបករណ៍ហិរញ្ញវត្ថុមួយដែលអាចកើតឡើងក្នុងរយៈពេល១២ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់តាម ECL ១២ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១”។

ECL ពេញមួយអាយុកាល (Life-time ECL) គឺជា ECL ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងអាយុកាលដែលរំពឹងទុក (expected life) ទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនមានឱនភាពនៃតម្លៃឥណទាន (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ២”។

ការរាស់វែង ECL

ECL គឺជាការប៉ាន់ស្មានដែលបានធ្វើតាមប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECLត្រូវបានរាស់វែងដូចខាងក្រោម៖

- ចំនួនដែលមិនលម្អៀង និងចំនួនដែលបានធ្វើប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចរកបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់ នាការបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលអតីតកាល ពេលបច្ចុប្បន្ន និងការព្យាករណ៍ អំពីលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត។

ធាតុចូលសំខាន់ៗ ក្នុងការរាស់វែង ECL គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការខាតបង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ECL សម្រាប់ទំហំក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង ១២ ខែ និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។ ECL ពេញមួយអាយុកាលត្រូវបាន គណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសងពេញមួយអាយុកាល និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។

ការសន្មតដែលផ្អែកលើការគណនា ECL ត្រូវបានត្រួតពិនិត្យប្រចាំខែ និងត្រួតពិនិត្យឡើងវិញប្រចាំត្រីមាស។ មិនមាន ការផ្លាស់ប្តូរជាសារវន្តទៅលើបច្ចេកទេសប៉ាន់ស្មាន ឬមានការសន្មតជាសារវន្តណាមួយបានកើតឡើងក្នុងអំឡុងពេលបរិច្ឆេទនៃ របាយការណ៍នេះឡើយ។

ប្រូបាប៊ីលីតេនៃការខកខានសង (PD) ផ្តល់នូវការប៉ាន់ប្រមាណនៃលទ្ធភាពដែលអតិថិជនម្នាក់នឹងមិនអាចបំពេញ កាតព្វកិច្ចបំណុល ឬកាតព្វកិច្ចខកខានក្នុងរយៈពេលជាក់លាក់មួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោមវិធីសាស្ត្រទូទៅ ដែលតម្រូវមាន ដំណាក់កាល និងតម្រូវទាំងការប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុង ពេញមួយអាយុកាល ដោយយោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រ Migration (migration approach) ឬ វិធីសាស្ត្រការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងពិការគឺជាការជ្រើសរើស។

ការខាតបង់ដែលបណ្តាលមកពីការខកខានសង គឺជាកម្រិតដែលអាចបាត់បង់ប្រសិនបើមានការខកខានសង។ ការខាតបង់ដែលបណ្តាលមកពីការខកខានសង ត្រូវបានកំណត់ជាភាគរយនៃទំហំប្រឈមដែលសម្ព័ន្ធធនាគារ និងធនាគារអាច នឹងបាត់បង់ក្នុងករណីដែលអតិថិជនខកខានសង។ ការខាតបង់ទាំងនេះជាធម្មតាត្រូវបានបង្ហាញជា ភាគរយនៃទំហំនៃការខក ខានសង (EAD) ហើយពឹងផ្អែកលើប្រភេទ និងចំនួនទ្រព្យដាក់បញ្ចាំព្រមទាំងប្រភេទនៃអតិថិជន និងការប្រមូលបំណុលដែល រំពឹងទុកពីអតិថិជន។

ជាមួយនឹងតម្លៃទ្រព្យដាក់បញ្ចាំ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មពីមួយពេលទៅមួយពេលសម្ព័ន្ធធនាគារ និងធនាគារយក តម្លៃទ្រព្យដាក់បញ្ចាំចូលទៅក្នុងការគណនា ការខាតបង់ដែលបណ្តាលមកពីការខកខានសង សម្រាប់ការគណនា ECL។ ក្នុងករណីមានទ្រព្យដាក់បញ្ចាំលើសលប់ កម្រិតទាបបំផុតរបស់ការខាតបង់ដែលបណ្តាលមកពីការខកខានសងមួយ នឹងត្រូវ យកទៅអនុវត្តសម្រាប់ការគណនា ECL។

ទំហំនៃការខកខានសង គឺជាចំនួនទឹកប្រាក់នៅជំពាក់ នៅពេលមានការខកខានសង។ ទោះយ៉ាងណា ទំហំនៃ ការខកខានសងខុសគ្នាទៅតាមលក្ខណៈនៃផលិតផល៖

- ហ្វាស៊ីលីធីរំលស់៖ ចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្រោមកិច្ចសន្យា និងកើតឡើងពីការធ្វើរំលស់
- ហ្វាស៊ីលីធីអាចប្រើប្រាស់ឡើងវិញ៖ អត្រាប្រើប្រាស់
- ក្រៅតារាងតុល្យការ៖ កត្តាបំប្លែងឥណទាន

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ជាអតិបរមានៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី១ សម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃ ការខកខានសង ក្នុងរយៈពេលតាមកិច្ចសន្យាជាអតិបរមា (រួមបញ្ចូលទាំងជម្រើសការពន្យារពេលសងរបស់អតិថិជនប្រសិនបើ មាន) ដែលប្រឈមនឹងហានិភ័យឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយសម្ព័ន្ធធនាគារ និង ធនាគារពិចារណាលើរយៈពេលមួយវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិ ទាមទារការសងត្រឡប់ ឬបញ្ចប់កិច្ចសន្យា ឬការធានា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ហ្វាស៊ីលីធីប័ណ្ណឥណទានដែលរួមមានទាំងឥណទាន និងការសន្យាផ្តល់ឥណទាន ដែលមិនទាន់បានប្រើប្រាស់ ដែលសម្ព័ន្ធធនាគារ និងធនាគាររវាង ECL ក្នុងរយៈពេលមួយវែងជាងរយៈពេលតាមកិច្ចសន្យា អតិបរមា ប្រសិនបើសមត្ថភាពតាមកិច្ចសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារសំណង និងលុបចោលការសន្យា ផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ មិនកំណត់ការប្រឈមរបស់សម្ព័ន្ធធនាគារ និងធនាគារចំពោះការខាតបង់ឥណទាន ចំពោះរយៈពេលជូនដំណឹងតាមកិច្ចសន្យា។ ហ្វាស៊ីលីធីទាំងនេះមិនមានរយៈពេលថេរ ឬរចនាសម្ព័ន្ធសងគ្រឿងទេ ហើយត្រូវ បានគ្រប់គ្រងលើមូលដ្ឋានហ្វាស៊ីលីធីក្រុម។ សម្ព័ន្ធធនាគារ និង ធនាគារអាចលុបចោល ពួកគេដោយប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែ សិទ្ធិតាមកិច្ចសន្យានេះមិនត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងប្រចាំថ្ងៃជាធម្មតាទេ ប៉ុន្តែនៅពេលដែលសម្ព័ន្ធធនាគារ ឬធនាគារ ដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វាស៊ីលីធី។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពី សកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងអនុវត្ត ហើយដែលអាចជួយកាត់បន្ថយ ECL បាន។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយកម្រិតកំណត់ការលុបចោលនៃហ្វាស៊ីលីធី និង/ឬ បង្វែរសមតុល្យដែលនៅ ជំពាក់ទៅជាឥណទានដែលមានលក្ខខណ្ឌសងគ្រឿងវិញថេរ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួស ដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បី វាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ឬទេ [សូមមើលកំណត់សម្គាល់២(ង) (iv)] ហើយ ECL ត្រូវបាន វាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះ លំហូរសាច់ប្រាក់ ដែលរំពឹងទុកថាមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹង ទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យ សកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទនៃ ការវាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នៅកាលបរិច្ឆេទនៃការវាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រា តាមថ្លៃដើមបានរំលស់ (និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានកត់ត្រាតាម FVOCI ប្រសិនបើមាន) មានឱនភាពនៃតម្លៃ ឥណទានដែរឬទេ (សំដៅលើ “ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី៣”)។ ទ្រព្យសកម្ម ហិរញ្ញវត្ថុមួយមានឱនភាពនៃតម្លៃឥណទាន នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគត ដែលរំពឹង ទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើតឡើង។

ភ័ស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាង ក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះឆ្ងាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានសង ឬហួសកាលកំណត់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារៈ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ឬបុរេប្រទាន ដោយសម្ព័ន្ធធនាគារ និងធនាគារលើលក្ខខណ្ឌដែលសម្ព័ន្ធធនាគារ និងធនាគារមិនគួរយល់ព្រម
- អតិថិជនទំនងជាជំនួយធន ឬត្រូវរៀបចំហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ ឬ
- ការបាត់បង់ទិដ្ឋភាពសកម្មចំពោះទ្រព្យដាក់បញ្ចាំមួយដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចាត់ទុកឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពរបស់អតិថិជន ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារៈ និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល

សម្ព័ន្ធធនាគារ និងធនាគារបង្ហាញសំវិធានធនខាតបង់សម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលរស់រវើកតាមថ្លៃដើមបានរំលស់៖ ជាការកាត់បន្ថយពីតម្លៃយោងដុលរបស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ជាទូទៅជាការធ្វើសំវិធានធន
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុមួយរួមបញ្ចូលទាំងសមាសធាតុបានប្រើប្រាស់ និងមិនទាន់បានប្រើប្រាស់ ហើយសម្ព័ន្ធធនាគារ និងធនាគារមិនអាចកំណត់ ECL លើសមាសធាតុការសន្យាផ្តល់ឥណទានដោយឡែកពីសមាសធាតុនៃការសន្យាផ្តល់ឥណទានដែលបានប្រើប្រាស់៖ សម្ព័ន្ធធនាគារ និងធនាគារធ្វើការបង្ហាញសំវិធានធនខាតបង់រួមបញ្ចូលគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនរួមបញ្ចូលគ្នាត្រូវបានបង្ហាញ ជាការកាត់ចេញពីតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់។ ចំនួនលើសរបស់សំវិធានធនខាតបង់លើតម្លៃយោងដុលនៃសមាសធាតុ ដែលបានប្រើប្រាស់ត្រូវបានបង្ហាញជាការធ្វើសំវិធានធន និង
- ឧបករណ៍បំណុលដែលបានរស់រវើកតាម FVOCI៖ មិនមានសំវិធានធនខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលទេ ពីព្រោះតម្លៃយោងនៃទ្រព្យសកម្មទាំងនេះគឺជាតម្លៃសមស្រប។

ការជម្រះចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុល ត្រូវបានជម្រះចេញពីបញ្ជី (ជាផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុក សមហេតុផលថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬចំណែកណាមួយ។ ករណីនេះមានជាទូទៅ នៅពេលសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងតាមកម្រិតទ្រព្យសកម្មទោល។

ទឹកប្រាក់ដែលប្រមូលបានមកវិញពីចំនួន ដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានជម្រះចេញពីបញ្ជី នៅតែអាចជាកម្មវត្ថុចំពោះសកម្មភាពទាមទារសងមកវិញតាមផ្លូវច្បាប់ដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការប្រមូលមកវិញនូវទឹកប្រាក់ដែលនៅជំពាក់។

ការធានាហិរញ្ញវត្ថុមិនមែនជាផ្នែកសំខាន់នៃកិច្ចសន្យា

សម្ព័ន្ធធនាគារ និងធនាគារ វាយតម្លៃថាតើកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាធាតុផ្សំមួយដ៏សំខាន់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលជាសមាសធាតុនៃឧបករណ៍នោះ ឬជាកិច្ចសន្យាដែលត្រូវបានកាត់ត្រាដោយឡែកពីគ្នា។ កត្តាដែលសម្ព័ន្ធធនាគារ និងធនាគារពិចារណានៅពេលធ្វើការវាយតម្លៃនេះ រួមមាន៖

- ការធានា គឺជាផ្នែកមួយនៃលក្ខខណ្ឌតាមកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានទាមទារដោយច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងកិច្ចសន្យារបស់ឧបករណ៍បំណុល

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ការធានាហិរញ្ញវត្ថុមិនមែនជាផ្នែកសំខាន់នៃកិច្ចសន្យា (ត)

- ការធានាត្រូវបានបញ្ចូលក្នុងពេលដំណាលគ្នា និងឧបករណ៍បំណុល ឬ
- ការធានាត្រូវបានផ្តល់ដោយក្រុមហ៊ុនមេរបស់អ្នកខ្ចី ឬក្រុមហ៊ុនផ្សេងទៀតនៅក្នុងសម្ព័ន្ធរបស់អ្នកខ្ចី។

ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាការធានាគឺជាធាតុផ្សំសំខាន់មួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ នោះបុព្វលាភត្រូវសងណាមួយទាក់ទងនឹងការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាចំណាយ ប្រតិបត្តិការក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើផលប៉ះពាល់នៃការការពារនៅពេលវាស់វែងតម្លៃសមស្របនៃឧបករណ៍បំណុល និងនៅពេលវាស់វែង ECL។

ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារកំណត់ថាការធានាមិនមែនជាធាតុផ្សំសំខាន់នៃឧបករណ៍បំណុលទេ នោះវាទទួលស្គាល់ជាទ្រព្យសកម្មមួយ ដែលបង្ហាញពីការបង់ប្រាក់ជាមុននៃបុព្វលាភនៃការធានា និងសិទ្ធិទូទាត់សងសម្រាប់ការខាតបង់ឥណទាន។ ទ្រព្យសកម្មបុព្វលាភបង់មុន ត្រូវបានទទួលស្គាល់លុះត្រាតែការធានាមិនមានឱនភាពនៃតម្លៃឥណទាន ឬមិនមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន (“SICR”) នៅពេលការធានាត្រូវបានទទួលស្គាល់។ ទ្រព្យសកម្មទាំងនេះត្រូវបានទទួលស្គាល់នៅក្នុង “ទ្រព្យសកម្មផ្សេងៗ”។ សម្ព័ន្ធធនាគារ និងធនាគារបង្ហាញពីចំណេញ ឬខាត លើការទទួលបាននូវសំណងទាំងស្រុងនៅក្នុងចំណេញ ឬខាត ជា “ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ”។

(viii) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

សម្ព័ន្ធធនាគារ និងធនាគារមានឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទច្រើនប្រភេទ ដើម្បីគ្រប់គ្រងការប្រឈមទៅនឹងហានិភ័យអត្រាការប្រាក់តាមរយៈការផ្លាស់ប្តូរអត្រាការប្រាក់។ ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដែលផ្តល់នូវគោលការណ៍ជាលាយលក្ខណ៍អក្សរលើការប្រើប្រាស់និស្សន្ទហិរញ្ញវត្ថុ។

ឧបករណ៍និស្សន្ទ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្របនាកាលបរិច្ឆេទនៃកិច្ចសន្យារបស់ឧបករណ៍និស្សន្ទដែលបានធ្វើឡើង និងត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃសមស្របរបស់វានាកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ។ លទ្ធផលចំណេញ/ខាត ត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតភ្លាមៗ លើកលែងតែឧបករណ៍និស្សន្ទត្រូវបានកំណត់ និងមានប្រសិទ្ធភាពជាឧបករណ៍ការពារហានិភ័យ ក្នុងរយៈពេលនៃព្រឹត្តិការណ៍ពីការទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត គឺអាស្រ័យលើលក្ខណៈនៃទំនាក់ទំនងនៃការការពារហានិភ័យ។

ឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របវិជ្ជមានត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មហិរញ្ញវត្ថុ ខណៈពេលដែលឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របអវិជ្ជមានត្រូវបានទទួលស្គាល់ជាបំណុលហិរញ្ញវត្ថុ។ ឧបករណ៍និស្សន្ទ មិនត្រូវបានកាត់កងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលលើកលែងតែសម្ព័ន្ធធនាគារ និងធនាគារមានទាំងសិទ្ធិស្របច្បាប់ និងគោលបំណងក្នុងការកាត់កង។

(ix) គណនេយ្យការពារលើហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារ កំណត់នូវឧបករណ៍និស្សន្ទជាក់លាក់ជាឧបករណ៍ការពារហានិភ័យដែលទាក់ទងនឹងហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ក្នុងការការពារហានិភ័យតម្លៃសមស្របការពារហានិភ័យលើលំហូរសាច់ប្រាក់ ឬការការពារហានិភ័យ ដែលសមស្របក្នុងការវិនិយោគក្នុងក្រុមហ៊ុនបរទេស។ ការការពារហានិភ័យនៃអត្រាការប្រាក់តាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន ត្រូវបានកំណត់ជាការការពារហានិភ័យលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារមិនត្រូវបានអនុវត្តទៅលើគណនេយ្យការពារហានិភ័យតម្លៃសមស្របនៃផលបត្រនៃការពារហានិភ័យអត្រាការប្រាក់ឡើយ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ix) គណនេយ្យការពារលើហានិភ័យ (ត)

នាការបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តលើទំនាក់ទំនងនៃការការពារហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារធ្វើការកត់ត្រាពីទំនាក់ទំនងរវាងឧបករណ៍ការពារហានិភ័យ និងសមាសធាតុការពារហានិភ័យ រួមជាមួយគោលបំណងចម្បងក្នុងការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រក្នុងការធ្វើប្រតិបត្តិការក្នុងការការពារហានិភ័យ។ បន្ថែមពីនេះទៀត នាការបរិច្ឆេទនៃការចាប់ផ្តើមការការពារហានិភ័យ និងបន្តនិរន្តរភាព សម្ព័ន្ធធនាគារ និងធនាគារកត់ត្រាថា តើឧបករណ៍ការពារហានិភ័យមានប្រសិទ្ធភាពក្នុងការកាត់កងក្នុងការផ្លាស់ប្តូរតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នៃឧបករណ៍ការពារហានិភ័យដែលចូលរួមក្នុងការការពារហានិភ័យ នៅពេលដែលការការពារហានិភ័យទាក់ទងនឹងការបំពេញតាមតម្រូវការក្នុងការការពារហានិភ័យប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖

- មានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងសមាសធាតុគណនីការពារហានិភ័យ និងឧបករណ៍ការពារហានិភ័យ
- ផលប៉ះពាល់ពីហានិភ័យឥណទាន មិនទទួលបានទឹកប្រាក់ពីការផ្លាស់ប្តូរតម្លៃដែលជាលទ្ធផលបានពីផ្នែកសេដ្ឋកិច្ច និង
- អនុបាត នៃការការពារហានិភ័យដែលទាក់ទង គឺដូចគ្នាទៅនឹង លទ្ធផលពីបរិមាណការពារហានិភ័យ ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើការការពារហានិភ័យជាក់ស្តែង និងបរិមាណនៃឧបករណ៍ការពារហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ជាក់ស្តែងក្នុងការការពារហានិភ័យ។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើតុល្យភាពឡើងវិញទាក់ទងនឹងការការពារហានិភ័យ ដើម្បីបំពេញតម្រូវការនៃ អនុបាតការពារហានិភ័យនៅពេលដែលចាំបាច់។

ប្រសិនបើទំនាក់ទំនងនៃការការពារហានិភ័យ មិនបានបំពេញតាមតម្រូវការនៃការការពារហានិភ័យប្រកបដោយប្រសិទ្ធភាពទាក់ទងអនុបាតការពារហានិភ័យ ប៉ុន្តែគោលបំណងនៃការគ្រប់គ្រងហានិភ័យសម្រាប់ទំនាក់ទំនងនៃការការពារហានិភ័យនៅរក្សាដដែល សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការកែតម្រូវលើអនុបាតការពារហានិភ័យនៃទំនាក់ទំនងនៃការការពារហានិភ័យ (ឧទាហរណ៍ ធ្វើតុល្យភាពការពារហានិភ័យឡើងវិញ) ដូច្នេះវាបំពេញតាមតម្រូវការលក្ខណៈនៃវិនិច្ឆ័យម្តងទៀត។

គិតត្រឹមកាលបរិច្ឆេទរាយការណ៍ សម្ព័ន្ធធនាគារ និងធនាគារ មានតែការការពារហានិភ័យលំហូរសាច់ប្រាក់តែប៉ុណ្ណោះនៅក្នុងកិច្ចសន្យាផ្លាស់ប្តូរអត្រាការប្រាក់។

ផ្នែកដែលមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ និងឧបករណ៍ការពារហានិភ័យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានកំណត់ និងការការពារហានិភ័យលំហូរសាច់ប្រាក់ត្រូវបានទទួលស្គាល់ក្នុងគណនីប្រាក់ចំណេញរក្សាទុករបស់សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែបានកំណត់ទៅលើការផ្លាស់ប្តូរតម្លៃសមស្របលើសមាសធាតុការពារហានិភ័យ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមការការពារហានិភ័យដកចេញនូវសមតុល្យដែលបានកែតម្រូវឡើងវិញទៅលើគណនីចំណេញ ឬខាត។

សមតុល្យសាច់ប្រាក់ដែលបានទទួលស្គាល់ក្នុងមកក្នុងលទ្ធផលលម្អិតផ្សេងៗ និងត្រូវបានបង្កក្នុងគណនីមូលធនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅជាគណនីចំណេញ ឬខាត ក្នុងការវិបរិច្ឆេទនៅពេលដែលសមាសធាតុការពារហានិភ័យប៉ះពាល់ដល់គណនីចំណេញ ឬខាត និងក្នុងករណីដូចគ្នាក្នុងការទទួលស្គាល់សមាសធាតុការពារហានិភ័យ។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមិនរំពឹងទុកថាប្រតិបត្តិការនេះនឹងកើតឡើង នោះសមតុល្យនេះត្រូវបានចាត់ថ្នាក់ឡើងវិញភ្លាមៗទៅក្នុងគណនីចំណេញ ឬខាត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

សម្ព័ន្ធធនាគារ និងធនាគារបញ្ចប់គណនីការពារហានិភ័យលុះត្រាតែទំនាក់ទំនងការពារហានិភ័យ (ឬផ្នែកមួយរបស់វា) មិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់ (បន្ទាប់ពីការធ្វើសមតុល្យឡើងវិញ ប្រសិនបើអាច អនុវត្តបាន)។ ទាំងនេះរួមបញ្ចូលទាំងករណីដែលឧបករណ៍ការពារហានិភ័យបានហួសកាលកំណត់ ឬបានលក់ចេញ បានលុបចោល ឬបានប្រើប្រាស់ ឬនៅពេលដែលប្រតិបត្តិការក្នុងការព្យាករណ៍លើការការពារហានិភ័យដែលបានកំណត់ មិនត្រូវបានកំណត់ថាអាចកើតមានឡើង។ ការបញ្ឈប់ ត្រូវបានកំណត់សម្រាប់ពេលអនាគត។ រាល់ការចំណេញ/ខាត ត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ និង បង្កទុកក្នុងគណនីមូលធននាការលម្អិតដែលគណនីមូលធនដែលនៅសល់ ហើយត្រូវបានទទួលស្គាល់នៅពេលដែលការព្យាករណ៍ប្រតិបត្តិការត្រូវបានទទួលស្គាល់ចុងក្រោយក្នុងគណនីចំណេញ ឬខាត។ នៅពេលដែលការព្យាករណ៍ប្រតិបត្តិការមិនត្រូវបានរំពឹងទុកថានឹងកើតមានឡើងទៀត ចំណេញ/ខាត ត្រូវបានបង្កក្នុងគណនីមូលធន គឺត្រូវបានចាត់ថ្នាក់ឡើងវិញ និងបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត។

(២) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងប្រាក់បញ្ញើនៅធនាគារផ្សេងៗ ដែលរយៈពេលដំបូងមានរយៈពេល ៣ខែ ឬតិចជាង និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យនៃការប្រែប្រួលតម្លៃតិចតួច។

សាច់ប្រាក់ និងសមមូលសាច់ប្រាក់ ត្រូវបានគិតតាមថ្លៃដើមបានរំលស់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល។

(ឆ) ការវិនិយោគហិរញ្ញវត្ថុ

“ការវិនិយោគហិរញ្ញវត្ថុ” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល អាចរួមមាន៖

- មូលបត្រវិនិយោគបំណុល ដែលបានវាស់វែងតាមថ្លៃដើមបានរំលស់។ មូលបត្រវិនិយោគបំណុលទាំងនេះត្រូវបានវាស់វែងលើកដំបូង តាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់បន្ថែម ហើយនាពេលបន្ទាប់ត្រូវកាត់ត្រាតាមថ្លៃដើមបានរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និង
- មូលបត្រវិនិយោគលើមូលធនដែលបានកំណត់តាម FVOCI។

ចំពោះមូលបត្របំណុលដែលបានវាស់វែងតាម FVOCI ចំណេញ និងខាត ត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ លើកលែងតែចំណុចដូចខាងក្រោម ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតតាមរបៀបដូចគ្នានឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់តាមថ្លៃដើមបានរំលស់៖

- ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព
- ECL និងការកាត់ត្រាបញ្ចាស និង
- ចំណេញ និងខាតលើការប្តូររូបិយប័ណ្ណបរទេស។

នៅពេលដែលមូលបត្របំណុលវាស់វែងតាម FVOCI ត្រូវបានឈប់ទទួលស្គាល់ ចំណេញ ឬខាតបង្កដែលបានទទួលស្គាល់ពីមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញពីមូលធន ទៅរបាយការណ៍ចំណេញ ឬខាត។

សម្ព័ន្ធធនាគារ និងធនាគារជ្រើសរើសបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ អំពីការផ្លាស់ប្តូរនៅក្នុងតម្លៃសមស្របនៃការវិនិយោគជាក់លាក់នៅក្នុងឧបករណ៍មូលធន ដែលមិនត្រូវបានទុកសម្រាប់ជួញដូរ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃឧបករណ៍នីមួយៗនៅពេលទទួលស្គាល់លើកដំបូង និងជាស្ថាពរ។

ចំណេញ និងខាតលើឧបករណ៍មូលធនទាំងនេះនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅលើរបាយការណ៍ចំណេញ ឬខាតទេ ហើយក៏ពុំមានឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតដែរ។ ភាគលាភ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែវាបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញលើផ្នែកខ្លះរបស់ថ្លៃដើមនៃការវិនិយោគក្នុងករណីដែលពួកគេត្រូវបានទទួលស្គាល់នៅក្នុង លទ្ធផលលម្អិតផ្សេងៗ។ ចំណេញ និងខាតបង្កដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុកលើការលក់ចេញរបស់ការវិនិយោគ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ជ) ដើមទុន និងបុព្វលាភដើមទុន

ដើមទុន និងបុព្វលាភដើមទុន ត្រូវបានចាត់ថ្នាក់ជាមូលធន។

ដើមទុនតំណាងឱ្យតម្លៃដើម (ចារឹក) នៃភាគហ៊ុនដែលត្រូវបានបោះផ្សាយ។ ភាគហ៊ុនដទៃទៀតប្រសិនបើមាន ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុមួយ ដែលបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ទៅមូលធន។

បុព្វលាភភាគហ៊ុន រួមបញ្ចូលបុព្វលាភដែលបានទទួលក្នុងការបោះផ្សាយដើមទុន។ ថ្លៃដើមបន្ថែមដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងផ្នែកមូលធនដោយកាត់ចេញប្រាក់ពន្ធពីសាច់ប្រាក់ដែលបានទទួល។

(ឈ) ចំណេញក្នុងមួយភាគហ៊ុន

មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន (“EPS”) គឺកំណត់ដោយយកប្រាក់ចំណេញសុទ្ធដែលបានធ្វើនិយ័តកម្មរួចបែងចែកទៅម្ចាស់ភាគហ៊ុន ដោយចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ដែលមាននៅក្នុងអំឡុងការិយបរិច្ឆេទបន្ទាប់ពីការបែងចែកភាគលាភនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ក៏គណនាដូចគ្នាដោយយកប្រាក់ចំណេញសុទ្ធចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុនដែលមាន និងចេញផ្សាយនៅក្នុងអំឡុងការិយបរិច្ឆេទ។ ទោះជាយ៉ាងណាក៏ដោយប្រាក់ចំណេញសុទ្ធសម្រាប់បែងចែកភាគហ៊ុន និងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ត្រូវបានកែតម្រូវដើម្បីបង្ហាញពីផលប៉ះពាល់នៃភាគហ៊ុនសក្តានុពលថយចុះទៅក្នុងភាគហ៊ុនធម្មតា។ បច្ចុប្បន្នមិនមានភាគហ៊ុនសក្តានុពលថយចុះទេ។

(ញ) ទ្រព្យសកម្មសម្រាប់ទុកលក់

ទ្រព្យសកម្មសម្រាប់ទុកលក់ រួមមានអចលនវត្ថុ ត្រូវបានកត់ត្រានៅតម្លៃទាបជាងនៃតម្លៃយោង និងតម្លៃទីផ្សារដកថ្លៃដើមដើម្បីលក់។ ទ្រព្យសកម្មសម្រាប់ទុកលក់មិនត្រូវបានគិតរំលស់ទេ ខណៈពេលដែលវាត្រូវបានចាត់ថ្នាក់ថា ទុកសម្រាប់លក់។

(ដ) ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ។ ថ្លៃដើមរួមមានការចំណាយផ្ទាល់នានា ក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មនៃទ្រព្យសម្បត្តិ និងបរិក្ខារ។ ថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររួមមាន៖

- តម្លៃទិញចូលនៃទ្រព្យសម្បត្តិ និងបរិក្ខារ រួមទាំងចំណាយនាំចូល និងពន្ធលើការទិញដែលមិនអាចដកមកវិញបាន បន្ទាប់ពីការដកតម្លៃអប្បបរមាពាណិជ្ជកម្ម និងការបង្វិលប្រាក់មកវិញ និង
- ថ្លៃដើមណាមួយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការនាំយកទ្រព្យសម្បត្តិទៅកាន់ទីតាំង និងលក្ខខណ្ឌដែលសមស្របក្នុងការធ្វើប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់អ្នកគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យនោះនឹងហូរចូលមកក្នុងសម្ព័ន្ធធនាគារ និងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងក្នុងរយៈពេលជាក់លាក់បានតែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានឈប់ទទួលស្គាល់។ រាល់ចំណាយ លើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗឆ្នោះពេល ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

ថ្លៃដើមក្នុងការសាងសង់ទ្រព្យសម្បត្តិដោយខ្លួនឯងណាមួយ រួមបញ្ចូលទាំងចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់ រួមទាំងចំណាយណាមួយដែលចូលរួមដោយផ្ទាល់ ក្នុងការនាំយកទ្រព្យសម្បត្តិទៅកាន់លក្ខខណ្ឌ ការងារសម្រាប់គោលបំណងនៃការប្រើប្រាស់ដែលបានគ្រោងទុក រួមទាំងថ្លៃដើមនៃការរុះរើ និងការដកហូតធាតុនៃទ្រព្យសម្បត្តិ និងការរៀបចំទីតាំងដែលទ្រព្យសម្បត្តិនោះស្ថិតនៅ ហើយនិងចំណាយការប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ដ) ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ដីធ្លីមិនត្រូវបានធ្វើរំលស់ទេ។ ទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងទៀតត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរ ដើម្បីលុបចេញពីបញ្ជីនូវតម្លៃដើមនៃទ្រព្យសកម្មទាំងនេះ ត្រឹមតម្លៃសំណល់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្មនីមួយៗ ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ឆ្នាំ
ការកែលម្អដី	៣ ដល់ ២០
អគារ និង ការកែលម្អ	៣ ដល់ ២០
ការកែលម្អលើទ្រព្យជួល*	៣ ដល់ ១០
បរិក្ខារការិយាល័យ	៣ ដល់ ១៥
បរិក្ខារកុំព្យូទ័រ	៣ ដល់ ៧
យានយន្ត	៣ ដល់ ៤

* ការកែលម្អលើទ្រព្យជួល គឺត្រូវបានរំលស់ដោយផ្អែកលើរយៈពេលខ្លីជាងនេះ នៃអាយុកាលប្រើប្រាស់ ចាប់ពី៣ឆ្នាំ ដល់១០ឆ្នាំ ឬ ភតិសន្យាដែលពាក់ព័ន្ធ។

តម្លៃសំណល់របស់ទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ត្រូវបានត្រួតពិនិត្យ និងកែតម្រូវប្រសិនបើមានភាពសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

រំលស់លើទ្រព្យសកម្មដែលកំពុងសាងសង់ចាប់ផ្តើមនៅពេលដែលទ្រព្យសកម្ម ត្រូវបានត្រៀមរួចរាល់ សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ការបង្ហាញពីឱនភាពនៃតម្លៃនៅរៀងរាល់នៅក្នុងកាលបរិច្ឆេទរបាយការណ៍នីមួយៗ និងរាល់ពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈបង្ហាញថាតម្លៃយោងអាចនឹងមិនអាចប្រមូលបានមកវិញ។ នៅពេលដែលតម្លៃយោងនៃទ្រព្យសកម្មណាមួយលើសពីតម្លៃដែលអាចប្រមូលបានមកវិញដែលប៉ាន់ស្មាន ត្រូវបានកត់ត្រាបន្ថយឱ្យនៅត្រឹមតម្លៃដែលអាចប្រមូលបានមកវិញ។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបចំណូលបានមកពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាតក្នុងឆ្នាំ “ចំណូលផ្សេងៗសុទ្ធ”។

(ប) ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានធ្វើលទ្ធកម្ម និងចំណាយដែលទាក់ទង។ ទ្រព្យសកម្ម អរូបីត្រូវបានទទួលស្គាល់តែនៅពេលដែលការចំណាយរបស់វាអាចវាស់វែងដោយជឿទុកចិត្តបាន ហើយទំនងជាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលរំពឹងទុក នឹងហូរចូលក្នុងសម្ព័ន្ធធនាគារ និងធនាគារ។

ទ្រព្យសកម្មអរូបីត្រូវបានរាយការណ៍តាមថ្លៃដើមប្រតិបត្តិសាស្ត្រដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានធ្វើរំលស់ដោយប្រើប្រាស់វិធីសាស្ត្រថេរលើអាយុកាលប្រើប្រាស់ ប៉ាន់ស្មានរបស់ទ្រព្យសកម្ម។ អាយុកាលប្រើប្រាស់របស់កម្មវិធីកុំព្យូទ័រមានរយៈពេលពី ៣ ដល់ ៥ ឆ្នាំ ដល់ ៧ ឆ្នាំ លើកលែងតែអាជ្ញាបណ្ណកម្មវិធីរបស់ប្រព័ន្ធធនាគារស្នូល ដែលមានអាយុកាលប្រើប្រាស់រយៈពេលដប់ឆ្នាំ។

ទ្រព្យសកម្មអរូបីមិនត្រូវបានទទួលស្គាល់នៅពេលលុបចោល ឬនៅពេលគ្មានការរំពឹងទុកពីផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការប្រើប្រាស់របស់វា។ ចំណេញ ឬខាតដែលកើតចេញពីការមិនទទួលស្គាល់ទ្រព្យសកម្ម អរូបីដែលវាស់វែងដោយភាពខុសគ្នារវាងផលចំណេញនៃការលុបចោលសុទ្ធ និងតម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មនោះត្រូវបានលុបចោល។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ខ) ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្ម ជាកម្មវត្ថុក្នុងការធ្វើវិវត្តន៍ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈដែលបង្ហាញថាតម្លៃយោងអាចនឹងមិនប្រមូលបានមកវិញ។ ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ស្មើនឹងចំនួនដែលតម្លៃយោងរបស់ទ្រព្យសកម្មលើសពីតម្លៃដែលអាចប្រមូលបានមកវិញ។ តម្លៃដែលអាចប្រមូលបានមកវិញ គឺជាតម្លៃដែលខ្ពស់ជាងរវាងតម្លៃសមស្របដកការចំណាយដើម្បីលក់ និងតម្លៃកំពុងប្រើប្រាស់។

សម្រាប់គោលបំណងនៃការធ្វើតេស្តឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗបំផុត ដែលមានលំហូរសាច់ប្រាក់អាចកំណត់បានដោយផ្អែក (អង្គភាពរកសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលទទួលបាននូវឱនភាពនៃតម្លៃ ត្រូវបានពិនិត្យឡើងវិញចំពោះការកាត់ត្រាបញ្ញាសមកវិញរបស់ឱនភាពនៃតម្លៃដែលអាចកើតមាននៅក្នុងកាលបរិច្ឆេទរាយការណ៍នីមួយៗ។ ការខាតបង់ឱនភាពតម្លៃត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញឬខាតនិងលទ្ធផលលម្អិតផ្សេងៗឆ្នោះពេល។

ការខាតបង់ឱនភាពត្រូវបានទទួលស្គាល់នៅក្នុងកាលបរិច្ឆេទឆ្នាំចាស់ គឺត្រូវបានវាយតម្លៃនាពេលចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ សម្រាប់ការចង្អុលបង្ហាញណាមួយដែលបង្ហាញថាការខាតបង់បានចេញចុះ ឬមិនបានកើតមានទៀត។ ការខាតបង់ឱនភាពគឺត្រូវបានកាត់ត្រាបញ្ញាស ប្រសិនបើមានការកែប្រែក្នុងការប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។ ឱនភាពនៃការខាតបង់ គឺត្រូវបានកាត់ត្រាបញ្ញាស ចំពោះតែទំហំនៃតម្លៃយោងរបស់ទ្រព្យសកម្មដែលមិនលើសពីចំនួនទឹកប្រាក់ ដែលត្រូវបានកំណត់រួចរាល់ចំនួនរំលស់លើទ្រព្យរូបិយ និងរំលស់លើទ្រព្យអរូបិយសុទ្ធ ប្រសិនបើមិនមានឱនភាពនៃការខាតបង់ត្រូវបានទទួលស្គាល់។ ការកាត់ត្រាបញ្ញាសនៃឱនភាពនៃការខាតបង់ ត្រូវបានទទួលស្គាល់ជាចំណូល។

(ឃ) ទុនបម្រុង

ទុនបម្រុងរួមមាន ទុនបម្រុងទូទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ ទុនបម្រុងការពារហានិភ័យ និងទុនបម្រុងផ្សេងៗ។

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តរបស់ខ្លួនសម្រាប់ការប្រើប្រាស់ និងថែរក្សាទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងទូទៅ ត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននីមួយៗនៅក្នុងសម័យ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃដោយអនុលោមតាមស.រ.ហ.អ.ក (លើឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់ធនាគារ គណនីត្រូវទទួលផ្សេងៗ ការវិនិយោគលើមូលបត្របំណុល និងកិច្ចសន្យាក្រៅតារាងតុល្យការ) និងសំវិធានធនតាមបទប្បញ្ញត្តិ (លើឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់ធនាគារ គណនីត្រូវទទួលផ្សេងៗ និងកិច្ចសន្យាក្រៅតារាងតុល្យការ ដោយអនុលោមតាមអត្រាចំណាត់ថ្នាក់ឥណទានពី ធនាគារជាតិ នៃ កម្ពុជា)។ វាត្រូវបានផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុងតាមបទប្បញ្ញត្តិ នៅពេលដែលសំវិធានធនតាមបទប្បញ្ញត្តិមានចំនួនច្រើនជាង សំវិធានធនឱនភាពនៃតម្លៃដែលអនុលោមតាម ស.រ.ហ.អ.ក ៩។

សំវិធានតាមបទប្បញ្ញត្តិត្រូវបានគណនាដោយធ្វើការគុណអត្រាសំវិធានធនតាមចំណាត់ថ្នាក់ឥណទាន ដោយផ្អែកលើបទប្បញ្ញត្តិ ដែលចេញដោយ ធនាគារជាតិ នៃ កម្ពុជា ទៅនឹងសមតុល្យយោងដុលដែលអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា។ អត្រាទាំងនេះមានដូចជា៖ ធម្មតាអត្រា ១% ឃ្លាំមើលអត្រា ៣% ក្រោមស្តង់ដារអត្រា ២០% សង្ស័យអត្រា ៥០% និងបាត់បង់អត្រា ១០០%។

ទុនបម្រុងការពារហានិភ័យរួមមានចំណែកប្រសិទ្ធភាពនៃបម្រែបម្រួលបង្កសុទ្ធ ក្នុងតម្លៃសមស្របនៃឧបករណ៍ការពារហានិភ័យ ដែលប្រើក្នុងការការពារហានិភ័យលំហូរសាច់ប្រាក់ដែលនៅមិនទាន់មានការទទួលស្គាល់ជាបន្តបន្ទាប់នៅក្នុងប្រាក់ចំណេញ ឬខាត។

ទុនបម្រុងផ្សេងៗគឺសម្រាប់លម្អៀងពីការប្តូររូបិយប័ណ្ណនៃការវិនិយោគសុទ្ធ ក្នុងកិច្ចប្រតិបត្តិការបរទេស។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ណ) ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ

ការចំណាយពន្ធសម្រាប់ការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុង ចំណេញ ឬខាត លើកលែងតែវិសាលភាពដែលទាក់ទងនឹងខ្ទង់ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬ ដោយផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងគ្នា។

ចំណាយពន្ធបច្ចុប្បន្ន ត្រូវបានកំណត់យោងទៅតាមច្បាប់ពន្ធនៃយុត្តាធិការនីមួយៗ ដែលក្រុមហ៊ុននីមួយៗរបស់សម្ព័ន្ធ ធនាគារធ្វើប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញដែលជាប់ពន្ធ និងរាប់បញ្ចូលពន្ធទាំងអស់ដែលផ្អែកលើប្រាក់ចំណេញជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានទទួលស្គាល់ទាំងអស់ដោយប្រើវិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្ន ដែលកើតឡើងរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់ពួកគេនៅក្នុង របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល។ ទោះយ៉ាងណាក៏ដោយពន្ធលើប្រាក់ចំណូលពន្យារ មិនត្រូវបានរាប់បញ្ចូលប្រសិនបើវាកើតឡើងពីការទទួលស្គាល់លើកដំបូងនៃ ទ្រព្យសកម្ម ឬបំណុល នៅក្នុងប្រតិបត្តិការណាមួយក្រៅពីការរួមបញ្ចូលអាជីវកម្មដែលនៅពេលប្រតិបត្តិការមិនប៉ះពាល់ដល់ គណនេយ្យ ឬ ចំណេញឬខាតដែលជាប់ពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ក្នុងវិសាលភាពដែលទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងកើត មានសម្រាប់ភាពខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធមិនបានប្រើប្រាស់។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ ត្រូវបានកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្ម ពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដែល។

(ត) អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់បំណុល និងចំណាយសម្រាប់អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់សំវិធានធនមួយ នៅពេលមានកាតព្វកិច្ចមានកិច្ចសន្យា ឬមានការអនុវត្តកន្លងមកដែលបានបង្កើត កាតព្វកិច្ចស្ថាបនា។

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណាយក្នុង ការិយបរិច្ឆេទ ដែលសេវាកម្មពាក់ព័ន្ធត្រូវបានផ្តល់ជូនដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និង ធនាគារ។

(ii) គម្រោងមូលនិធិសោធននិវត្តន៍

ធនាគារបង់វិភាគទានប្រចាំខែ សម្រាប់គម្រោងប្រាក់សោធននិវត្តន៍កាតព្វកិច្ច ដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជាគម្រោងរបបសន្តិសុខសង្គមដែលគ្រប់គ្រងដោយសាធារណៈសម្រាប់សោធននិវត្តន៍នៅកម្ពុជា។ ធនាគារ មិនមានកាតព្វកិច្ចទាត់បន្ថែមទៀតទេ នៅពេលដែលវិភាគទានត្រូវបានបង់រួចរាល់។ វិភាគទាននេះត្រូវបានទទួលស្គាល់ថាជា ការចំណាយអត្ថប្រយោជន៍របស់និយោជិតនៅពេលដែលពួកគេដល់កាលកំណត់។

មូលនិធិសោធននិវត្តន៍ គឺជាកាតព្វកិច្ចរបស់ធនាគារ និងនិយោជិត។ ការចូលរួមទាំងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ហើយការចូលរួមទាំងនេះត្រូវបង់ជារៀងរាល់ខែទៅបេឡាជាតិរបបសន្តិសុខ សង្គម។ សម្រាប់រយៈពេល ប្រាំឆ្នាំដំបូង ការចូលរួមនៃមូលនិធិត្រូវបានកំណត់ចំនួន ៤% (ចាប់ពី ៤០០.០០០ រៀល ទៅ ១.២០០.០០០ រៀល សមមូល នឹង ៩៩ ដុល្លារអាមេរិក ទៅ ២៩៨ ដុល្លារអាមេរិករៀងគ្នា) ដែលត្រូវបានបង់ចំនួន ២% ដោយធនាគារ និងចំនួន ២% ដោយ និយោជិត (សូមមើលកំណត់សម្គាល់លេខ ២៧)។

(iii) អត្ថប្រយោជន៍ការងាររយៈពេលវែង

សម្ព័ន្ធធនាគារ និងធនាគារមានផែនការអត្ថប្រយោជន៍ការងាររយៈពេលវែងផ្សេងៗ ត្រូវបានសង្ខេបដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ត) អត្ថប្រយោជន៍និយោជិត (ត)

(iii) អត្ថប្រយោជន៍ការងាររយៈពេលវែង (ត)

អត្ថប្រយោជន៍អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ កប/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ និងសេចក្តីណែនាំលេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែ ធនាគារ អេស៊ីលីដា ឡាវ លីមីធីត (“ABL”) និង ស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដា មីយ៉ាន់ម៉ា (“AMM”) នឹងផ្តល់ជូននិយោជិតនូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ ប្រសិទ្ធភាពនៅខែមករា ឆ្នាំ២០១៩ ១៥ ថ្ងៃនៃប្រាក់បៀវត្សរ៍ប្រចាំខែជាមធ្យមរបស់ពួកគេ និងអត្ថប្រយោជន៍ ជារៀងរាល់ឆ្នាំត្រូវទូទាត់ជារៀងរាល់ប្រាំមួយខែម្តង ក្នុងខែមិថុនា និងធ្នូ (៧,៥ថ្ងៃ នៃការទូទាត់នីមួយៗ)។
- ប្រាក់បំណាច់រំលឹកអតីតភាពការងារ៖ និយោជិតមានសិទ្ធិទទួលបាន ១៥ថ្ងៃ នៃប្រាក់ខែ ក្នុងមួយឆ្នាំ នៃការបម្រើការងាររបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ហើយនៅតែបន្តបម្រើការងារជាមួយសម្ព័ន្ធធនាគារ និងធនាគារ។ ប្រាក់បំណាច់រំលឹកអតីតភាពការងារ អាស្រ័យលើការបម្រើការងារកន្លងមករបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពីប្រាំមួយខែ នៃប្រាក់ខែគោលជាមធ្យមនោះឡើយ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការទូទាត់ប្រាក់អតីតភាពការងារឆ្នាំកន្លងមក ដែលនឹងត្រូវទូទាត់ចំនួនបីថ្ងៃម្តង ក្នុងខែមិថុនា និងក្នុងខែធ្នូ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ មក។

ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្នត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍និយោជិតរយៈពេលខ្លី។ ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្នទាំងនេះត្រូវបានបង្កនៅក្នុងឆ្នាំ ដែលការបម្រើការងារពាក់ព័ន្ធ ត្រូវបានផ្តល់ដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ប្រាក់បំណាច់រំលឹកអតីតភាពការងារត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិត លើកលែងតែចំនួនដែលត្រូវទូទាត់ក្នុងរយៈពេល ១២ខែ។ បំណុលនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នាការិយបរិច្ឆេទរាយការណ៍ដែលនិយោជិតត្រូវទទួលបានចំពោះសេវាកម្មរបស់ពួកគេនៅក្នុងពេលបម្រើការងារចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤ ដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងថានឹងត្រូវទូទាត់នៅកាលបរិច្ឆេទនៃការរាយការណ៍នាពេលអនាគត។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវទូទាត់ នាពេលអនាគតដោយប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលវែងបំផុត។

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ ដំបូងត្រូវបានពង្រីកដល់និយោជិតរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន លើកលែង AUB។ ទោះជាយ៉ាងណាក៏ដោយ ធនាគារបានទូទាត់ប្រាក់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លើកលែង ABL ហើយបានជំនួសវាដោយ មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងដល់និយោជិត ចាប់ពី ៤២០ ដុល្លារអាមេរិក ដល់ ២.០៨៥ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយផ្អែកលើកម្រិតមុខតំណែងរបស់អ្នកគ្រប់គ្រង។ ABL រក្សាគោលការណ៍ចាស់ ដែលផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈដល់បុគ្គលិករបស់ខ្លួនចាប់ពី ៧.៩៤៧.០០០ គីបឡាវ (សមមូលនឹង ៣៧៨ ដុល្លារអាមេរិក) ដល់ ២៣.៣៧២.៥០០ គីបឡាវ (សមមូលនឹង ១.១១២ ដុល្លារអាមេរិក) ដោយផ្អែកលើកម្រិតមុខតំណែងរបស់អ្នកគ្រប់គ្រង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ត) អត្ថប្រយោជន៍និយោជិត (ត)

(iii) អត្ថប្រយោជន៍ការងាររយៈពេលវែង (ត)

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ (ត)

និយោជិតស្ថិតក្នុងមុខតំណែងជាអ្នកគ្រប់គ្រងទទួលបានសិទ្ធិទទួលបានប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង បន្ទាប់ពីស្ថិតក្នុងតួនាទីជាអ្នកគ្រប់គ្រងពីរឆ្នាំជាប់គ្នា ហើយទទួលបានលទ្ធផលការងារតិចបំផុតល្អណាស់។ ពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា នៃឆ្នាំទី៣ (កាលបរិច្ឆេទទទួលបានសិទ្ធិ)។ ដើម្បីទទួលបានប្រាក់មូលនិធិនេះ និយោជិតត្រូវតែធ្វើការក្នុងមុខតំណែងរបស់ពួកគេ និងរក្សាបានលទ្ធផលការងារល្អណាស់សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទទួលបានសិទ្ធិ។ ការទូទាត់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងដំបូងនឹងត្រូវធ្វើឡើងនៅក្នុង ខែមីនាឆ្នាំ បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យរយៈពេលបីឆ្នាំគ្រប់គ្រាន់ ហើយជាបន្តបន្ទាប់រៀងរាល់បីឆ្នាំក្រោយមកទៀត។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល នៅតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិតនៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយប្រើវិធីសាស្ត្រតំណទានតាមឯកតាព្យាករណ៍។ តម្លៃបច្ចុប្បន្ន ត្រូវបានកំណត់ដោយធ្វើការអប្បបរមាការទូទាត់នាពេលអនាគតដែលបានប៉ាន់ស្មានដោយយោងទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលបីឆ្នាំដោយសារសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍មានរយៈពេលបីឆ្នាំ។

មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង

និយោជិតក្នុងមុខតំណែងអ្នកគ្រប់គ្រង មានសិទ្ធិទទួលបានមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងបន្ទាប់ពីស្ថិតក្នុងតួនាទីជាអ្នកគ្រប់គ្រងពីរឆ្នាំជាប់គ្នា ហើយទទួលបានលទ្ធផលការងារតិចបំផុតល្អណាស់ ឬល្អប្រសើរ ។ ពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា នៃឆ្នាំទី៣ (កាលបរិច្ឆេទទទួលបានសិទ្ធិ)។ ដើម្បីទទួលបានប្រាក់មូលនិធិនេះ និយោជិតត្រូវតែធ្វើការក្នុងមុខតំណែងរបស់ពួកគេ និងរក្សាបានលទ្ធផលការងារល្អណាស់សម្រាប់រយៈពេលមួយឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទទួលបានសិទ្ធិ។ ការទូទាត់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងនឹងត្រូវធ្វើឡើងដោយយោងតាមការស្នើសុំហ្វឹកហ្វឺនដោយអ្នកគ្រប់គ្រងទទួលបានសិទ្ធិ ជាមួយការទូទាត់លើកដំបូងចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងករណីចរិកាមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងសម្រាប់ឆ្នាំនីមួយៗមិនត្រូវបានប្រើប្រាស់ ឬប្រើប្រាស់អស់និយោជិតមានសិទ្ធិប្រើប្រាស់វាក្នុងឆ្នាំបន្ទាប់ ប៉ុន្តែមិនលើសពី៣ឆ្នាំ។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលដោយផ្អែកលើសមាមាត្រមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងប្រចាំឆ្នាំ ដែលបានបង្កសម្រាប់និយោជិត ដែលមានសិទ្ធិនីមួយៗរហូតដល់កាលបរិច្ឆេទបច្ចុប្បន្ន ដោយត្រូវបានកែតម្រូវដោយភាគរយប៉ាន់ស្មាន នៃការទាមទារមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង ដែលរំពឹងទុក ដោយធ្វើឡើងដោយនិយោជិត។

(ថ) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចស្ថាបនានាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនងជាអាចមានការហូរចេញនៃធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយទឹកប្រាក់នៃកាតព្វកិច្ចអាចត្រូវបានប៉ាន់ស្មានដោយភាពជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន ភាពដែលកើតមានឡើងនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយធ្វើការពិចារណាទៅលើថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាលទ្ធភាពនៃលំហូរចេញទាត់ទងនឹងធាតុណាមួយដែលបានរួមបញ្ចូលនៅក្នុងថ្នាក់ដូចគ្នានៃកាតព្វកិច្ច អាចមានតិចតួចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវធ្វើការទូទាត់កាតព្វកិច្ចនោះ ដោយប្រើប្រាស់អត្រាមុនគិតពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃតាមទីផ្សារបច្ចុប្បន្ននៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារការកន្លងផុតទៅនៃពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(១) ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអប្បបរមាការទទួល ឬទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលដែលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌតាមកិច្ចសន្យាទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ដែលរំពឹងទុក ECL នោះទេ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើតអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលប៉ាន់ស្មាន រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវចំណាយប្រតិបត្តិការ និងកម្រៃដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណាយប្រតិបត្តិការរួមមាន ថ្លៃដើមបន្ថែមដែលចូលរួមដោយផ្ទាល់ទៅនឹងការធ្វើលទ្ធកម្ម ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ថ្លៃដើមបានរំលស់ និងតម្លៃយោងដុល

ថ្លៃដើមបានរំលស់ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានរវល់នៅពេលទទួលស្គាល់លើកដំបូង ដកការសងមកវិញនូវប្រាក់ដើម ឬក ឬដករំលស់បង្ក ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននៅឥណ្ឌាប្រតិទាន និងត្រូវធ្វើនិយ័តកម្មចំពោះការខាតបង់ឥណទានដែលរំពឹងទុក (ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ)។

‘តម្លៃយោងដុល’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើនិយ័តកម្មសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក។

ចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តលើតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន) ឬថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានធ្វើការកែប្រែឡើងវិញ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញតាមពេលកំណត់របស់លំហូរសាច់ប្រាក់នៃឧបករណ៍ ដែលមានអត្រាការប្រាក់អថេរ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាព ក៏ត្រូវបានធ្វើការកែប្រែឡើងវិញ សម្រាប់ការធ្វើនិយ័តកម្មតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យ នៅកាលបរិច្ឆេទធ្វើរំលស់នៃការធ្វើនិយ័តកម្មការទប់ស្កាត់ហានិភ័យ ត្រូវចាប់ផ្តើម។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទានបន្ទាប់ពីបានទទួលស្គាល់លើកដំបូងចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នោះការគណនាចំណូលការប្រាក់ត្រូវប្តូរមកលើមូលដ្ឋានតម្លៃដុលវិញ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(១) ការប្រាក់ (ត)

ចំណូលការប្រាក់ និងចំណាយការប្រាក់ (ត)

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នៅពេលទទួលស្គាល់លើកដំបូងចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ដែលបានកែតម្រូវឥណទានលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុល្លារទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល អាចមាន៖

- ការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរវាស់វែងតាមថ្លៃដើមបានរំលស់
- ការប្រាក់លើឧបករណ៍បំណុលរវាស់វែងតាម FVOCI
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យនៃតម្លៃហានិភ័យអត្រាការប្រាក់។

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលអាចមាន៖

- បំណុលហិរញ្ញវត្ថុដែលរវាស់វែងតាមថ្លៃដើមបានរំលស់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួល របស់លំហូរសាច់ប្រាក់ការប្រាក់ក្នុងអំឡុងពេលដូចគ្នាខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់។

ចំណូល និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុណាមួយតាម FVTPL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

(២) កម្រៃ និងជើងសារ

ចំណូលកម្រៃ និងជើងសារ រួមមានកម្រៃសេវាកម្មគណនី កម្រៃគ្រប់គ្រងការវិនិយោគ ជើងសារលើការលក់ កម្រៃបញ្ញើ និងកម្រៃការប្រមូលផ្តុំ ត្រូវបានទទួលស្គាល់ជាសេវាកម្មពាក់ព័ន្ធត្រូវបានបម្រើ។

ប្រសិនបើ កិច្ចសន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានការដកប្រើប្រាស់ជាឥណទាន នោះកម្រៃកិច្ចសន្យាផ្តល់ឥណទានដែលទាក់ទងត្រូវបានទទួលស្គាល់ដោយឈរលើមូលដ្ឋានថេរក្នុងរយៈពេលនៃកិច្ចសន្យា។

កិច្ចសន្យាជាមួយអតិថិជន ដែលបង្កើតឱ្យមានការទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ និងជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ១៥ ចំណូលដែលបានពីកិច្ចសន្យាជាមួយអតិថិជន។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារត្រូវអនុវត្តជាដំបូង ស.រ.ហ.អ.ក ៩ ដើម្បីបែងចែក និងរវាស់វែងផ្នែកនៃកិច្ចសន្យា ដែលស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ន) ការទទួលស្គាល់កម្រៃសេវា និងចំណូលផ្សេងៗ

(i) ភាគលាភ

ចំណូលពីភាគលាភណាមួយ ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង។ ជាធម្មតា នេះ គឺជាកាលបរិច្ឆេទនៃការបែងចែកភាគលាភ (អិចឌីវីដិន) សម្រាប់មូលបត្រមូលធនសម្រុង។

ភាគលាភលើឧបករណ៍មូលធនកំណត់តាម FVOCI ដែលបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញរបស់ផ្នែកនៃថ្លៃដើម របស់ការវិនិយោគត្រូវបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

(ii) សេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ចំណូលពីសេវាកម្ម នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូល សម្ព័ន្ធធនាគារ និងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលអាចវាស់វែងដោយជឿជាក់។ ចំណូលពីសេវាកម្មបណ្តុះបណ្តាល និង សេវាកម្មប្រឹក្សាយោបល់ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានផ្តល់។

(ប) ភតិសន្យា

នៅដំណាក់កាលដំបូងនៃកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមាន ឬជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជា ឬមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិអភិបាលធ្វើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈ ពេលកំណត់មួយ ជាច្រើននឹងតម្លៃតបស្ម័ង។

ក្នុងនាមជាភតិកៈ

នាពេលចាប់ផ្តើម ឬការកែប្រែនៃកិច្ចសន្យាដែលមានសមាសធាតុភតិសន្យាសម្ព័ន្ធធនាគារនិងធនាគារបែងចែកតម្លៃតបស្ម័ង នៅក្នុងកិច្ចសន្យាទៅតាមសមាសធាតុភតិសន្យានីមួយៗដោយផ្អែកលើមូលដ្ឋានថ្លៃតែម្នាក់ឯង។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទ ចាប់ផ្តើម ភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើមដំបូង ដែលរួមមានតម្លៃដំបូងនៃបំណុលភតិសន្យាដែលត្រូវបាន កែតម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមបូកនឹងចំណាយដោយផ្ទាល់ដំបូងដែលបាន កើតឡើង និងការប៉ាន់ស្មាននៃចំណាយដើម្បីរុះរើ និងផ្លាស់ចេញទ្រព្យសកម្មជាមូលដ្ឋាន ឬដើម្បីស្តារឡើងវិញនូវទ្រព្យសកម្មជា មូលដ្ឋាន ឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានទៅតាមលក្ខខណ្ឌតម្រូវក្នុងលក្ខខណ្ឌនៃភតិសន្យា លើកលែងតែចំណាយដែលកើតឡើងក្នុងការផលិតសន្និធិដកចេញការលើកទឹកចិត្តភតិសន្យាដែលបានទទួល។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់តាមវិធីសាស្ត្រថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃ អាយុកាលភតិសន្យា លើកលែងតែភតិសន្យាផ្ទេរការកាន់កាប់ទ្រព្យសកម្មជាមូលដ្ឋានទៅឱ្យសម្ព័ន្ធធនាគារ និងធនាគារនៅចុង ការិយបរិច្ឆេទនៃរយៈពេលភតិសន្យា ឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា សម្ព័ន្ធធនាគារ និងធនាគារនឹងអនុវត្ត ជម្រើសធ្វើលទ្ធកម្ម។ ក្នុងករណីដែលសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនឹងត្រូវបានធ្វើរំលស់ក្នុងអាយុប្រើប្រាស់នៃទ្រព្យសកម្មជាមូលដ្ឋាន ដែលត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋាន ដូចគ្នាទៅនឹងទ្រព្យនិង បរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់ បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។

បំណុលភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅកាល បរិច្ឆេទចាប់ផ្តើម ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលបង្កនៅក្នុងភតិសន្យា ឬករណីដែលអត្រានោះមិនអាចកំណត់ សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួន។ ជាការអនុវត្ត សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រា ការប្រាក់កម្ចីបន្ថែម ជាអត្រាអប្បបរមា ដើម្បីវាស់វែងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង បំណុលភតិសន្យា។

ការទូទាត់ភតិសន្យាដែលបានរួមបញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការទូទាត់ថេរ រួមទាំងសមាសធាតុនៃការទូទាត់ថេរ ដកចេញនូវរាល់អត្ថប្រយោជន៍នៃភតិសន្យា

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ប) ភតិសន្យា (ត)

ក្នុងនាមជាភតិកៈ(ត)

- ការទូទាត់ភតិសន្យាអចរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាមួយ ដែលវាស់វែងលើកំហុសដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- តម្លៃដែលរំពឹងថានឹងត្រូវបង់នៅក្រោមតម្លៃសំណល់មានការធានា និង
- ថ្លៃអនុវត្តដែលស្ថិតក្រោមជម្រើសនៃការធ្វើលទ្ធកម្មដែលសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជាក្នុងការអនុវត្ត ការទូទាត់ភតិសន្យានៅក្នុងរយៈពេលមានជម្រើសនៃការបន្តជាថ្មី ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាក្នុងការអនុវត្តជម្រើសពន្យារ និងការពិន័យ សម្រាប់ការបញ្ចប់ភតិសន្យាមុនពេលកំណត់ លើកលែងតែសម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាមិនបញ្ចប់មុនពេលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញ នៅពេលមានការកែប្រែការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការផ្លាស់ប្តូរនៃសន្ទស្សន៍ ឬអត្រាណាមួយ ប្រសិនបើមានការកែប្រែតម្លៃប៉ាន់ស្មានដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់ក្រោមតម្លៃសំណល់មានការធានា ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរ ការវាយតម្លៃថាតើត្រូវអនុវត្តជម្រើសការធ្វើលទ្ធកម្ម ពន្យារ ឬបញ្ចប់ដែរឬទេ ឬប្រសិនបើមានការទូទាត់ថេរជាស្ថានភាពពិតដែលកែប្រែ ឬភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែលើភតិសន្យា មិនត្រូវបានកត់ត្រាជាភតិសន្យាដាច់ដោយឡែកឡើយ។ នៅពេលដែលបំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះហួតដល់មានតម្លៃសូន្យ។

ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប

ភតិសន្យារយៈពេលខ្លីគឺជាភតិសន្យានាកាលបរិច្ឆេទចាប់ផ្តើម ដែលមានរយៈពេល ១២ខែ ឬតិចជាងនេះ។ ភតិសន្យាដែលរួមមានជម្រើសក្នុងការទិញគឺមិនមែនជាភតិសន្យារយៈពេលខ្លីនោះទេ។

មូលដ្ឋាននៃការជួលទ្រព្យសម្បត្តិ ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប ប្រសិនបើលក្ខណៈនៃទ្រព្យសម្បត្តិដែលមានសភាពថ្មី ហើយជាទូទៅមិនមានតម្លៃទាប។ ឧទាហរណ៍ ការជួលឡានដែលមិនសមស្របជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាបឡើយ ព្រោះឡានថ្មីមិនមានតម្លៃទាបឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាត្រឹមត្រូវសម្រាប់ភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប និងភតិសន្យារយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយតាមមូលដ្ឋានថេរក្នុងរយៈពេលនៃភតិសន្យា។

(ធរ) ទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ

ទ្រព្យសកម្មយថាហេតុ គឺជាការកើតឡើងដោយមិនបានគ្រោងទុក ឬការរំពឹងទុកផ្សេងៗដែលបណ្តាលមកពីភាពដែលអាចទៅរួចនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចទៅលើសម្ព័ន្ធធនាគារ និងធនាគារ។ ជាលទ្ធផល វាត្រូវបានគេចាត់ទុកថាជាចំណូលដែលមិនអាចទទួលស្គាល់ ទ្រព្យសកម្មយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ទ្រព្យសកម្មយថាហេតុ គួរតែត្រូវបានបង្ហាញនៅពេលដែលទំនងជាមានលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច។

បំណុលយថាហេតុ ត្រូវបានរាប់បញ្ចូលទាំងការធានា និងលិខិតធានាដែលត្រូវបានដាក់តម្កល់ជាទ្រព្យបញ្ចាំ គឺកាតព្វកិច្ចដែលអាចកើតមានបណ្តាលពីព្រឹត្តិការណ៍អតីតកាលទាំងឡាយ ដែលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមិនប្រាកដប្រជាមួយ ឬច្រើន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬជាកាតព្វកិច្ចបច្ចុប្បន្ន ដែលកើតឡើងពីព្រឹត្តិការណ៍អតីតកាលដែលមិនបានទទួលស្គាល់ ពីព្រោះវាអាចជាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬព្រោះតែមិនអាច វាស់វែងទៅលើចំនួននៃកាតព្វកិច្ចឱ្យបានច្បាស់លាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ផ) ទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ (ត)

បំណុលយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែត្រូវបានដាក់បង្ហាញលើកលែងតែប្រូបាប៊ីលីតេនៃការកាត់កង គឺស្មើតែគ្មាន។

(ព) របាយការណ៍តាមផ្នែក

ប្រតិបត្តិការតាមផ្នែក គឺជាធាតុផ្សំរបស់សម្ព័ន្ធធនាគារដែលទាក់ទងនឹងសកម្មភាពអាជីវកម្ម ដែលអាចនឹងកើតមានចំណូល និងចំណាយ ដែលរួមបញ្ចូលចំណូល និងចំណាយ ដែលទាក់ទងនឹងប្រតិបត្តិការដែលមាននៅក្នុងធាតុផ្សំរបស់សម្ព័ន្ធធនាគារ។

ព័ត៌មានអំពីប្រតិបត្តិការតាមផ្នែក ដែលត្រូវនឹងកម្រិតកំណត់ខាងក្រោម សម្ព័ន្ធធនាគារនឹងរាយការណ៍ដាច់ដោយឡែករួមមាន៖

- ចំនួនទឹកប្រាក់នៃរបាយការណ៍ចំណេញ ឬខាតដែលស្មើនឹង ១០% ឬច្រើនជាងនៃចំនួនទឹកប្រាក់ចំណេញរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ ដែលមិនរាយការណ៍ខាត និងទឹកប្រាក់ខាតរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ដែលរាយការណ៍ខាត ឬ
- ទ្រព្យសកម្មដែលមានចំនួន ១០% ឬច្រើនជាងនៃទ្រព្យសកម្មរួមនៃប្រតិបត្តិការតាមផ្នែក។

ប្រតិបត្តិការតាមផ្នែក ដែលមិនត្រូវនឹងកម្រិតកំណត់ទាំងនេះ អាចត្រូវបានរាយការណ៍ និងលាតត្រដាងដាច់ដោយឡែកប្រសិនបើអ្នកគ្រប់គ្រងជឿថាព័ត៌មានអំពីផ្នែកនោះ គឺផ្តល់ផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

សម្រាប់គោលបំណងរបស់អ្នកគ្រប់គ្រង សម្ព័ន្ធធនាគារ គឺកំពុងតែរៀបចំឱ្យទៅជាអាជីវកម្មធំៗចំនួន២ គឺឱ្យកម្ចី និងសេវាហិរញ្ញវត្ថុផ្សេងៗ។ ផ្នែកទាំងនេះជាមូលដ្ឋាន ដែលសម្ព័ន្ធធនាគាររាយការណ៍ ក្នុងរបាយការណ៍តាមផ្នែកដំបូង។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលតាមផ្នែកត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៦។

(ត) ការបង្កត់នៃចំនួន

ចំនួនទឹកប្រាក់ជាដុល្លារអាមេរិកទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និង កំណត់សម្គាល់ គឺស្ថិតនៅក្នុងឯកតារូបិយប័ណ្ណដុល្លារអាមេរិក។ ចំនួនប្រាក់រៀលខ្មែរទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និងកំណត់សម្គាល់ត្រូវបានបង្កត់ទៅជិតខ្ទង់ពាន់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៣. សមាសភាពនៃសម្ព័ន្ធធនាគារ

លម្អិតនៃបុត្រសម្ព័ន្ធរបស់ធនាគារគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៣។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសំខាន់ៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នៃបុត្រសម្ព័ន្ធមិនមែនកាន់កាប់ដោយធនាគារទាំងស្រុង ដែលមានភាគកម្មមិនមានអភិបាលភាពជាសារវន្ត ត្រូវបានបង្ហាញនៅក្នុងទំព័របន្ទាប់។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលបានសង្ខេប គឺតំណាងឱ្យចំនួនទឹកប្រាក់មុនពេលលុបបំបាត់ចោល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣. សមាសភាពនៃសម្ព័ន្ធធនាគារ (ត)

សាគលិទ្ធាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ស្ថានភាពហិរញ្ញវត្ថុ៖				
ទ្រព្យសកម្មរយៈពេលខ្លី	៩៥៤.៦៤៧	៦១៥.៣៥៤	៣.៤៤៤.១៧៤	២.៤៧៦.៤១៦
ទ្រព្យសកម្មរយៈពេលវែង	៣០.២៨៧.៧៧៣	៣០.៦៨២.៤២៦	១២១.៤៥៣.៩៧០	១២៣.៤៩៦.៧៦៥
ទ្រព្យសកម្មសរុប	៣១.២៤២.៤២០	៣១.២៩៧.៧៨០	១២៥.២៩៨.១៤៤	១២៥.៩៧៣.៥៨១
បំណុលរយៈពេលខ្លី	៤.១៩០.៥១៣	៣.៦៩៩.០៩១	១៦.៤០៣.៩៥៧	១៤.៤៤៤.៤៤២
បំណុលរយៈពេលវែង	៤៦៣.៦១៧	១.៣៨៦.៥៦២	១.៤៥៩.១០៤	៥.៥៤០.៩១២
បំណុលសរុប	៤.៦៥៤.១៣០	៥.០៨៥.៦៥៣	១៧.៨៦៣.០៦១	២០.០០៥.៣៥៤
មូលធន	២៦.៥៨៨.២៩០	២៦.២១២.១២៧	១០៧.៤៣៥.០៨៣	១០៥.៩៦៨.២២៧
បំណុល និងមូលធនសរុប	៣១.២៤២.៤២០	៣១.២៩៧.៧៨០	១២៥.២៩៨.១៤៤	១២៥.៩៧៣.៥៨១
ម្ចាស់កម្មសិទ្ធិ និងសិទ្ធិបោះឆ្នោតកាន់កាប់ ដោយភាគកម្មមិនមានអភិបាលភាព	២៣,៣៩១%	២៣,៣៩១%	២៣,៣៩១%	២៣,៣៩១%
មូលធនបែងចែកទៅ៖				
មូលធនកាន់កាប់ដោយធនាគារមេ	២០.៣៧២.០៨៧	២០.០៨០.៤៥១	៨១.៦៩២.០៦៩	៨០.៤២៥.៤២៥
ភាគកម្មមិនមានអភិបាលភាព	៦.២១៦.២០៣	៦.១៣១.៦៧៦	២៤.៧៤៣.០១៤	២៥.០៧២.៨០២
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់				
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
លទ្ធផលនៃប្រតិបត្តិការ៖				
ចំណូល	៣.៤៣៩.៣៩០	៣.០២៦.០៧២	១៣.៧៩៩.៣៩៣	១២.៣៣៤.២៦៩
ថ្លៃដើម និងចំណាយ	(៣.០៥៩.២៣១)	(៣.០៦១.៦៦៤)	(១២.២៧០.៥៧៦)	(១២.៤៧៩.៣៤២)
ចំណេញក្នុងការិយបរិច្ឆេទ	៣៨០.១៥៩	(៣៥.៥៩២)	១.៥២៨.៨១៧	(១៤៥.០៧៣)
សរុបលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទ	៣៨០.១៥៩	(៣៥.៥៩២)	១.៥២៨.៨១៧	(១៤៥.០៧៣)
ប្រាក់ចំណេញបែងចែកទៅ៖				
មូលធនកាន់កាប់ដោយធនាគារមេ	២៩១.២៣៦	(២៧.២៦៧)	១.១៦៨.១៤៨	(១១១.១៤០)
ភាគកម្មមិនមានអភិបាលភាព	៨៨.៩២៣	(៨.៣២៥)	៣៦០.៦៧០	(៣៣.៩៣៣)
សរុប	៣៨០.១៥៩	(៣៥.៥៩២)	១.៥២៨.៨១៧	(១៤៥.០៧៣)
សរុបលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទ បែងចែកទៅ៖				
មូលធនកាន់កាប់ដោយ ធនាគារមេ	២៩១.២៣៦	(២៧.២៦៧)	១.១៦៨.១៤៨	(១១១.១៤០)
ភាគកម្មមិនមានអភិបាលភាព	៨៨.៩២៣	(៨.៣២៥)	៣៦០.៦៧០	(៣៣.៩៣៣)
សរុប	៣៨០.១៥៩	(៣៥.៥៩២)	១.៥២៨.៨១៧	(១៤៥.០៧៣)
លំហូរសាច់ប្រាក់៖				
សាច់ប្រាក់ចូលសុទ្ធពីសកម្មភាពប្រតិបត្តិការ	៧៥៤.៥៧៤	១.១៦៩.៤១៦	៣.០៤២.៦៤០	៤.៧៦៦.៥៤០
សាច់ប្រាក់ចេញសុទ្ធពីសកម្មភាពវិនិយោគ	(២៤.២២៥)	(១២៤.៩០៣)	(៩៧.១៦៦)	(៥០៩.១០៥)
សាច់ប្រាក់ចេញសុទ្ធពីសកម្មភាពហិរញ្ញប្បទាន	(៧៤១.១៤៤)	(៩៤៦.៩៣៣)	(៣.១៣៣.៣២៩)	(៣.៤៥៩.៦៩៩)
លំហូរសាច់ប្រាក់(ចេញ)/ចូលសុទ្ធ	(៤៦.៨៣៥)	៩៧.៥៨០	(១៨៧.៨៥៥)	៣៩៧.៧៣៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មាន គណនេយ្យ កម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មាន អចេរសំខាន់ៗមួយ ចំនួនដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលរបស់ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឱ្យមានការកែតម្រូវជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ មានដូចខាងក្រោម។

ខាងក្រោមនេះ គឺជាការសន្មតសំខាន់ៗទាក់ទងនឹងអនាគត និងប្រភពសំខាន់ៗផ្សេងទៀតនៃភាពមិនប្រាកដប្រជានៃការប៉ាន់ ប្រមាណនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ៖

ការវាស់វែងនៃសំវិធានធនពីការបាត់បង់ឥណទានដែលរំពឹងទុក

សំវិធានធនពីការបាត់បង់ឥណទានដែលរំពឹងទុក (ECL) សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើម ដករំលស់ តម្រូវឱ្យប្រើប្រាស់ ម៉ូដែលស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីលក្ខខណ្ឌសេដ្ឋកិច្ច និងឥរិយាបថឥណទាន នាពេលអនាគត (ឧ. លទ្ធភាពនៃការខកខានសងរបស់អតិថិជន និងលទ្ធផលខាតបង់)។

ការវិនិច្ឆ័យសំខាន់ៗមួយចំនួនក៏ត្រូវបានតម្រូវឱ្យអនុវត្តគណនេយ្យសម្រាប់ការវាស់វែង ECL ដូចជា៖

- ការដាក់ជាក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចែករំលែកលក្ខណៈហានិភ័យឥណទានស្រដៀងគ្នាសម្រាប់គោល បំណងនៃការវាស់វែង ECL
- ការជ្រើសរើសម៉ូដែល និងការសន្មតសមស្របដើម្បីវាស់វែង ECL
- ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់អត្តសញ្ញាណប្រាក់កម្ចីដល់អតិថិជនដែលបានជួបប្រទះការកើនឡើង យ៉ាងខ្លាំងនៃហានិភ័យឥណទាន (SICR)
- ការអនុវត្តការសន្មត និងការវិភាគលើលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងព័ត៌មានដែលមើលទៅ ខាងមុខ
- ធនាគារបាន កំណត់ LGD ១០% សម្រាប់ការគណនា ECL ក្នុងករណីមានទ្រព្យធានាលើសសម្រាប់ឥណទាន ដែលអាចធានាបានដោយប្រភេទទ្រព្យធានាផ្សេងៗ ជាពិសេសនៅពេល ដែលទ្រព្យធានា បានដាក់ត្រូវបានផ្តោត ទៅលើដី និងអគារ បន្ទាប់ពីការវិភាគលើទិន្នន័យការបាត់បង់ជាប្រវត្តិសាស្ត្រ និងជាការឆ្លើយតបទៅនឹងការវិវឌ្ឍ ថ្មីៗក្នុងផលបត្រឥណទានរបស់ធនាគារ ព្រមទាំងស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចដែលមានស្រាប់។

សូមយោងលើកំណត់សម្គាល់លេខ ៤១.១(ច) សម្រាប់ការណែនាំលើការវាយតម្លៃឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ ក្រោមម៉ូដែល ECL។ នេះរាប់បញ្ចូលទាំងការកំណត់នៃធាតុចូល ដែលប្រើក្នុងការវាស់វែង ECL និងការបញ្ចូលព័ត៌មានដែលមើល ទៅមុខ។

អត្ថប្រយោជន៍និយោជិត

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច រំលឹកប្រាក់បំណាច់អតីតភាពការងារ មូលនិធិលើកទឹកចិត្តអភិវឌ្ឍន៍វិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ វិជ្ជាជីវៈអ្នកគ្រប់គ្រង អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង ដោយប្រើការសន្មតមួយចំនួន។ ការសន្មតដែលត្រូវបានប្រើក្នុងការកំណត់ចំណាយសុទ្ធ សម្រាប់អត្ថប្រយោជន៍និយោជិតរួមមានអត្រាអប្បបរមា អត្រាលយបំពីការងារ និងភាគរយប៉ាន់ស្មាននៃមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង។ ការផ្លាស់ប្តូរណាមួយនៅក្នុងការសន្មតទាំងនេះនឹងប៉ះពាល់ដល់ ចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍និយោជិត។ អត្ថមាននៃទីផ្សារមូលបត្រជាប្រាក់ដុល្លារអាមេរិក និងមូលបត្ររដ្ឋជាប្រាក់ដុល្លារ អាមេរិកនៅក្នុងប្រទេសកម្ពុជា អ្នកគ្រប់គ្រងបានប្រើប្រាស់ អត្រាការប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែងបំផុត និងអត្រា ការប្រាក់បញ្ញើមានកាលកំណត់រយៈពេលបីឆ្នាំ ជាអត្រាអប្បបរមា និងអត្រាលយបំពីការងារ ដើម្បីកំណត់តម្លៃ បច្ចុប្បន្ន នៃលំហូរ សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ដែលរំពឹងថានឹងតម្រូវឱ្យទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍រំលឹកប្រាក់បំណាច់អតីតភាពការងារ និងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈរៀងគ្នា ដែលគិតជាប្រាក់ដុល្លារអាមេរិក។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា

បំណុលភតិសន្យា គឺវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃភតិសន្យាដែលត្រូវទូទាត់ទៅតាមរយៈពេលនៃភតិសន្យា។ នៅក្នុងការគណនាបំណុលភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាមធ្យមនៃប្រាក់កម្ចីបន្ថែមដោយផ្អែកលើអត្រាការប្រាក់កម្ចីជាមធ្យម នៅពេលចាប់ផ្តើមអនុវត្តទៅតាមរយៈពេលនៃភតិសន្យា។

ទ្រព្យសកម្ម សម្រាប់ទុកលក់

ទ្រព្យសកម្មសម្រាប់ទុកលក់ ត្រូវបានវាស់វែងនៅកម្រិតទាបនៃតម្លៃយោងរបស់វា និងតម្លៃសមស្រប ដកថ្លៃដើមសម្រាប់លក់។ ជាមួយតម្លៃសមស្របរបស់វា ដោយយោងទៅលើតម្លៃទីផ្សារ ដោយប្រើតម្លៃវាយតម្លៃចុងក្រោយបំផុតពីការវាយតម្លៃឯករាជ្យដែលទទួលបានពីក្រុមហ៊ុនវាយតម្លៃខាងក្រៅ ដោយកែតម្រូវសម្រាប់ថ្លៃដើមសម្រាប់លក់។ ការវាយតម្លៃទាំងនេះគឺផ្អែកលើតម្លៃបច្ចុប្បន្ននៅក្នុងទីផ្សារ សម្រាប់អចលនទ្រព្យស្រដៀងគ្នា។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសម្បត្តិ បរិក្ខារ និងទ្រព្យសកម្មអរូបី

អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសកម្ម របស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានអាយុកាលប្រើប្រាស់ច្បាស់លាស់ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ រយៈពេលដែលទ្រព្យសកម្មត្រូវបានគេរំពឹងថា នឹងមានសម្រាប់ប្រើប្រាស់។ អាយុកាលប្រើប្រាស់ប៉ាន់ស្មាន នៃទ្រព្យសម្បត្តិ បរិក្ខារ និងទ្រព្យសកម្មអរូបីរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានត្រួតពិនិត្យជាទៀងទាត់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាព ប្រសិនបើការរំពឹងទុកខុសពីការប៉ាន់ស្មានពីមុន ដោយសារតែ រូបរាង បច្ចេកទេស ឬសម័យកាល និង តាមច្បាប់ ឬការកំណត់ផ្សេងទៀតលើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ទោះបីជាមានការធ្វើបច្ចុប្បន្នភាពតាមកាលកំណត់ទាំងនេះ ចំពោះអាយុកាលប្រើប្រាស់ក៏ដោយ ក៏គម្លាតរវាងការប្រើប្រាស់ទ្រព្យសកម្ម ដែលបានប៉ាន់ស្មាន និងជាក់ស្តែងអាចកើតឡើងចំពោះទ្រព្យសកម្មដែលមានស្រាប់។ ដូច្នេះការប្រើប្រាស់ទ្រព្យសកម្មជាក់ស្តែងអាចលើសពីការព្យាករណ៍ដំបូង ដែលបណ្តាលឱ្យទ្រព្យសកម្ម ដែលរំលស់ពេញលេញមួយចំនួននៅតែកំពុងប្រើប្រាស់។

៥. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល

ដើម្បីអនុលោមតាមទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលត្រូវបង្ហាញជាប្រាក់រៀលខ្មែរ (“KHR”)។ ទ្រព្យសកម្ម និងបំណុល នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនីមួយៗ និងទុនបម្រុង ត្រូវបានប្តូរតាមអត្រាចុងគ្រានាកាលបរិច្ឆេទនៃការរាយការណ៍។ ដើមទុន និងបុព្វលាភភាគហ៊ុន របស់ភាគទុនិកត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទនៃប្រតិបត្តិការ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យម ដែលអាចអនុវត្តបានសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៦ខែ។ របាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យម ដែលអាចអនុវត្តបានសម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណទាំងអស់ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញផ្សាយដោយ ធនាគារជាតិ នៃ កម្ពុជាដូចខាងក្រោម៖

		អត្រាចុងគ្រា	អត្រាមធ្យម (៦ខែ)	អត្រាមធ្យម (៣ខែ)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	១ ដុល្លារអាមេរិក =	៤.០១០រៀល	៤.០១១រៀល	៤.០០៥រៀល
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	១ ដុល្លារអាមេរិក =	៤.១១០រៀល	៤.០៧៦រៀល	៤.០៤០រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ ដុល្លារអាមេរិក =	៤.០២៥រៀល		

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក

ប្រតិបត្តិការចម្បងរបស់សម្ព័ន្ធធនាគារ គឺ ក្នុងវិស័យហិរញ្ញវត្ថុ ដែលបានកំណត់ដោយរបាយការណ៍តាមផ្នែក របស់សម្ព័ន្ធធនាគារ។

(ក) អាជីវកម្មតាមផ្នែក

ប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធធនាគារ គឺគ្រប់គ្រងដាច់ដោយឡែក តាមលក្ខណៈនៃសេវាដែលបានផ្តល់ (ផ្នែកដំបូង) និងតាមទីផ្សារតំបន់ផ្សេងគ្នា (ផ្នែកទី២) ដែលផ្នែកនីមួយៗ គឺតំណាងឱ្យយុទ្ធសាស្ត្រអាជីវកម្ម។ ផ្នែកអាជីវកម្មរបស់សម្ព័ន្ធធនាគារមានដូចខាងក្រោម៖

- **កម្ចី៖** ផ្តល់ប្រាក់កម្ចីទៅឯកត្តជន ក្រុម និងនីតិបុគ្គល ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ។ ផលិតផលត្រូវផ្តល់ជូនទៅតាមគោលបំណង លក្ខណៈ និងទំហំ ដូចជា កម្ចីជាក្រុម កម្ចីធុនតូច កម្ចីមធ្យម កម្ចីទិញផ្ទះ កម្ចីទិញឡាន កម្ចីទិញម៉ូតូ ឥណទានវិបារូប័ន កម្ចីសម្រាប់ទុនបង្វិល ភតិសន្យាហិរញ្ញវត្ថុ កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម។ ល។
- **សេវាហិរញ្ញវត្ថុផ្សេងៗ៖** ផ្តល់សេវាផ្សេងៗដូចជាប្រតិបត្តិការប្តូរប្រាក់ ការផ្តល់កាតឥណទាន និងឥណពន្ធ និងការទទួលសេវាកម្មការផ្ទេរប្រាក់ (នៅក្នុងប្រទេស និងក្រៅប្រទេស) និង សេវាចាត់ចែងសាច់ប្រាក់ (ដូចជា ប្រាក់បៀវត្ស និងប្រមូលសាច់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបញ្ជាអចិន្ត្រៃយ៍)។ សេវាទាំងនេះ គឺកំពុងធ្វើទំនើបកម្មប្រើប្រាស់តាមប្រព័ន្ធធនាគារឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទក្នុងទូរស័ព្ទដៃ ការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា អ៊ីនធើណែត និង អ៊ីឌុមមើស ក៏ដូចជាកម្មវិធីឌីជីថលផ្សេងៗទៀត។

ផ្នែកទាំងនេះ គឺជាមូលដ្ឋានដែលសម្ព័ន្ធធនាគាររាយការណ៍ជាព័ត៌មាននៃផ្នែកដំបូងរបស់ខ្លួន។ ប្រតិបត្តិការរវាងផ្នែកនីមួយៗ កើតឡើងតាមការប៉ាន់ស្មានអត្រាទីផ្សារលើមូលដ្ឋានជំហានដៃ។

ចំណូល និងចំណាយតាមផ្នែក គឺបែងចែកដោយផ្ទាល់ទៅផ្នែកដំបូងនៃអាជីវកម្ម និងទាក់ទងនឹងផ្នែកខ្លះនៃ ចំណូល និងចំណាយរបស់សម្ព័ន្ធធនាគារ ដែលអាចចែកទៅតាមផ្នែកនៃអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីចំណូល និងចំណាយនៃផ្នែកអាជីវកម្មនោះ។

សម្រាប់ផ្នែកទី២ ចំណូល និងចំណាយ នឹងបែងចែកទៅតាមតំបន់ភូមិសាស្ត្រ ដោយផ្អែកលើទីតាំងនៃធនធានដែលបង្កើតប្រាក់ចំណូល និងតំបន់ភូមិសាស្ត្រដែលចំណាយកើតឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក (ត)

(ខ) ការវិភាគព័ត៌មានផ្នែកដំបូង

ព័ត៌មានផ្នែកដំបូង តាមផ្នែកអាជីវកម្មលើមូលដ្ឋានរួម មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់						សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់					
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥						ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤					
	កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប		កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល												
ចំណូលការប្រាក់	៤២៦.៧០៤.៧៦៤	១.៧១១.៥១២.៨០៨	-	-	៤២៦.៧០៤.៧៦៤	១.៧១១.៥១២.៨០៨	៣៩៤.៨៧១.៣៥០	១.៦០៩.៤៩៥.៦២៣	-	-	៣៩៤.៨៧១.៣៥០	១.៦០៩.៤៩៥.៦២៣
ចំណាយការប្រាក់	(១៥៩.៩៤០.០៤០)	(៦៤១.៥១៩.៥០០)	-	-	(១៥៩.៩៤០.០៤០)	(៦៤១.៥១៩.៥០០)	(១៧៣.៣៧៤.១៣៦)	(៧០៦.៦៨៩.២៨២)	-	-	(១៧៣.៣៧៤.១៣៦)	(៧០៦.៦៨៩.២៨២)
ចំណូលការប្រាក់សុទ្ធ	២៦៦.៧៦៤.៧២៤	១.០៦៩.៩៩៣.៣០៨	-	-	២៦៦.៧៦៤.៧២៤	១.០៦៩.៩៩៣.៣០៨	២២១.៤៩៧.២១៤	៩០២.៨០៦.៣៤១	-	-	២២១.៤៩៧.២១៤	៩០២.៨០៦.៣៤១
ចំណូលមិនមែនការប្រាក់	-	-	៣៥.៦៤១.៦៨២	១៤២.៩៥៨.៧៨៧	៣៥.៦៤១.៦៨២	១៤២.៩៥៨.៧៨៧	-	-	៣១.៣៥៧.២២០	១២៧.៤១២.០២៤	៣១.៣៥៧.២២០	១២៧.៤១២.០២៤
សរុបចំណូលសុទ្ធ	២៦៦.៧៦៤.៧២៤	១.០៦៩.៩៩៣.៣០៨	៣៥.៦៤១.៦៨២	១៤២.៩៥៨.៧៨៧	៣០២.៤០៦.៤០៦	១.២១២.៩៥២.០៩៥	២២១.៤៩៧.២១៤	៩០២.៨០៦.៣៤១	៣១.៣៥៧.២២០	១២៧.៤១២.០២៤	២៥២.៨៥៤.៤៣៤	១.០៣០.២១៨.៣៦៩

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់						សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់					
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥						ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤					
	កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប		កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល												
ចំណូលការប្រាក់	២១៨.៤៨២.៨៣២	៨៧៥.០២៣.៧៤២	-	-	២១៨.៤៨២.៨៣២	៨៧៥.០២៣.៧៤២	១៩៩.៤១៥.៣៩២	៨១៣.៦១៤.៧៩៩	-	-	១៩៩.៤១៥.៣៩២	៨១៣.៦១៤.៧៩៩
ចំណាយការប្រាក់	(៨០.០៣៩.១០០)	(៣២០.៥៥៦.៥៩៦)	-	-	(៨០.០៣៩.១០០)	(៣២០.៥៥៦.៥៩៦)	(៨៥.៣៤០.៨៥៤)	(៣៤៤.១៩០.៦៨៤)	-	-	(៨៥.៣៤០.៨៥៤)	(៣៤៤.១៩០.៦៨៤)
ចំណូលការប្រាក់សុទ្ធ	១៣៨.៤៤៣.៧៣២	៥៥៤.៤៦៧.១៤៦	-	-	១៣៨.៤៤៣.៧៣២	៥៥៤.៤៦៧.១៤៦	១១៤.០៧៤.៥៣៨	៤៦៩.៤២៤.១១៥	-	-	១១៤.០៧៤.៥៣៨	៤៦៩.៤២៤.១១៥
ចំណូលមិនមែនការប្រាក់	-	-	១៦.៦១៥.៧៦៦	៦៦.៥៤៦.១៤៤	១៦.៦១៥.៧៦៦	៦៦.៥៤៦.១៤៤	-	-	១៤.៧៧១.៧៧៤	៦០.២៦៨.៨៣៨	១៤.៧៧១.៧៧៤	៦០.២៦៨.៨៣៨
សរុបចំណូលសុទ្ធ	១៣៨.៤៤៣.៧៣២	៥៥៤.៤៦៧.១៤៦	១៦.៦១៥.៧៦៦	៦៦.៥៤៦.១៤៤	១៥៥.០៥៩.៥៩៨	៦២១.០១៣.២៩០	១១៤.០៧៤.៥៣៨	៤៦៩.៤២៤.១១៥	១៤.៧៧១.៧៧៤	៦០.២៦៨.៨៣៨	១២៨.៨៤៦.៣១២	៥២៥.៦៩២.៩៥៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក (ត)

(គ) ការវិភាគព័ត៌មានផ្នែកទី២

ព័ត៌មានផ្នែកទី២ (តាមភូមិសាស្ត្រ) មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយវិធីរួច ៦ខែ ដែលបានបញ្ចប់								សម្រាប់ដំណាច់ការិយវិធីរួច ៦ខែ ដែលបានបញ្ចប់							
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥								ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤							
	សាធារណរដ្ឋប្រជាធិបតេយ្យ				សាធារណរដ្ឋសហភាព				សាធារណរដ្ឋប្រជាធិបតេយ្យ				សាធារណរដ្ឋសហភាព			
	ព្រះរាជាណាចក្រកម្ពុជា		ប្រជាមានិតឡាវ		មីយ៉ាន់ម៉ា		សរុប		ព្រះរាជាណាចក្រកម្ពុជា		ប្រជាមានិតឡាវ		មីយ៉ាន់ម៉ា		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញ ប្រទាន	៤៤៥.៨៥១.០៣០	១.៧៨៨.៣០៤.៤៨១	១.៣៨១.៧២២	៥៥.៥៩៩.៣៦៧	៣.៣៣៤.៦០០	១.៣៣៩.១២៥	៤៦.៣០៥.១.៣៥២	១.៨៥៧.២៩៨.៩៧៣	៤១០.១៩០.២០៧	១.៦៧១.៩៣៥.២៨៤	១.៣២៩.៨៤២	៥៤.១៩៨.៣៦២	៣.៤៨១.២២៤	១៤.១៨៩.៤៦៩	៤២៦.៩៦៤.៣៧៣	១.៧៤០.៣២៣.០៨៩
ចំណូលសរុប	(៣៥៦.៤៥៩.៤០៣)	(១.៤២៩.៧៥៤.៦៦៥)	(១.៣៧១.១៤១.៧៧)	(៥៥.០២៣.៦០៤)	(២.៣៩៨.៤៦០)	(៩.៦២០.២២៣)	(៣៧២.៥៧៦.០៤០)	(១.៤៩៤.៤០២.៤៩៦)	(៣៥៩.៥៩៧.៨៤០)	(១.៤៦៥.៧២០.៧៩៦)	(១០.៥៣៤.៩៣៣)	(៤២.៩៥៦.៦៩១)	(១.៧៥៤.៥១១)	(៧.១៦៧.៦៩២)	(៣៧១.៤៩៥.២៨៤)	(១.៥១៥.៨៤៥.១៧៩)
ចំណេញសុទ្ធ	៨៩.៣៩១.៦២៧	៣៥៨.៥៤៩.៨១៦	១៤៣.៥៨៥	៥៧៥.៧៧៩	៩៤០.១៤០	៣៧៧០.៩០២	៩០.៨២៩.៣១២	៣៦២.៨៩២.៤៧៧	៥០.៥៩២.៣៦៧	២០៥.២១៤.៤៨៨	២៧.៥០០.៩	១១.២៤១.៦៧១	១.៧២២.៧១៣	៧០២១.៧៧៧	៥៥.០៧៣.០៨៩	២២៤.៤៧៧.៩១០
ព័ត៌មានតាមផ្នែកផ្សេងៗ																
រំលស់ទ្រព្យរូបិ៍ និងអរូបិ៍	២២.៦៥៤.១៣៩	៩០.៨៦៥.៧៥២	១.០០២.០០៤	៤.០១៩.០៣៨	៩៤.៣៧៥	៣៧៤.៥៣៨	២.៣៧៥០.៥១៤	៩៥.២៦៣.៣៦៨	១៩.៤៣១.៣២៥	៧៩.២០២.០៨១	៦៦.៨៩៦	២.៧២៦.៦៩៧	៩៦.១១៩	៣៩១.៧៨១	២០.១៩៦.៤០៤	៨២.៣២០.៥៥៩

	សម្រាប់ដំណាច់ការិយវិធីរួច ៣ខែ ដែលបានបញ្ចប់								សម្រាប់ដំណាច់ការិយវិធីរួច ៣ខែ ដែលបានបញ្ចប់							
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥								ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤							
	សាធារណរដ្ឋប្រជាធិបតេយ្យ				សាធារណរដ្ឋសហភាព				សាធារណរដ្ឋប្រជាធិបតេយ្យ				សាធារណរដ្ឋសហភាព			
	ព្រះរាជាណាចក្រកម្ពុជា		ប្រជាមានិតឡាវ		មីយ៉ាន់ម៉ា		សរុប		ព្រះរាជាណាចក្រកម្ពុជា		ប្រជាមានិតឡាវ		មីយ៉ាន់ម៉ា		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញ ប្រទាន	២២៧០.៥៥.៥៦២	៩០៩.៣៥៧.៥២៦	៦៦៦.៨៦១	២៦.៧០៧.៧៩៩	១.៧២៦.៤០៨	៦.៩១៤.២៦៤	២.៣៥.៤៥០.៥៨៤	៩៤២.៩៧៩.៥៨៩	២០៥.៥៦៧.១៣៧	៨៣៤.៧១៣.៩១៩	៦.៧៥.៣៦៩	២៧៥.៣៤១	២.១២២.១៥៧	៨៦៥.៤០១	២១៤.៤៤២.៥៨៣	៨៧៤.៩២៥.៧៣៩
ចំណូលសរុប	(១៧៩.៣០៥.៥០៤)	(៧១៤.១១៨.៥៤៤)	(៧៦០.៣៩៤)	(៣០.៤៥៣.៩៥៦)	(៤៤៤.៥២៩)	(៣.៣៩៨.៤៦០)	(១៤៧.៧៥៤.០១៧)	(៧៥១.៩៧០.៨៥៩)	(១៧៩.៥២២.៧៩៦)	(៧៣២.៤៥២.៩៦៧)	(៥.៥៨៦.២៧៥)	(២២.៧៩២.០០២)	(៤១១.៣២០)	(៣.៣១០.១៨៦)	(១៨៥.៥២០.៣៤១)	(៧៥៤.៥៥៥.១៥៥)
ចំណេញសុទ្ធ	៤៧៧.៥០.០៥៨	១៩១.២៣៩.៩៨២	(៩៣៥.៣៧០)	(៣.៧៤៦.១៥៧)	៤៧៧.៨៧៩	៣.៥១៥.៨០៤	៤៧៦.៩២៥.៥៦៧	១៩១.០០៨.៧៣០	២០៦.០៤៤.៣៤១	១០៦.២៦០.៩៥២	១.១៦៧.០១៤	៤.៧៦១.៤១៧	១.៧១០.៨៣៧	៥.៣៤៤.២១៥	២៨.៥២២.២០២	១១៦.៣៧០.៥៨៤
ព័ត៌មានតាមផ្នែកផ្សេងៗ																
រំលស់ទ្រព្យរូបិ៍ និងអរូបិ៍	១១.៥៥៦.៧៨១	៤៦.២៨៤.៩០៨	៥១៤.២១៤	២.០៧៥.៤៤៧	៤៧.៥០៤	១៩០.២៥៤	១២.១២២.៤៩៩	៤៨.៥៥០.៦០៩	៩.៨០៤.០៩៩	៤០.០០០.៧២៤	៣៣៤.៧១៧	១.៣៦៥.៦៤៥	៤៧.៨៨៨	១៩៥.៤២៤	១០.១៨៦.៧១៤	៤១.៥៦១.៧៩៣

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥								ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤							
	សាធារណរដ្ឋប្រជាធិបតេយ្យ				សាធារណរដ្ឋសហភាព				សាធារណរដ្ឋប្រជាធិបតេយ្យ				សាធារណរដ្ឋសហភាព			
	ព្រះរាជាណាចក្រកម្ពុជា		ប្រជាមានិតឡាវ		មីយ៉ាន់ម៉ា		សរុប		ព្រះរាជាណាចក្រកម្ពុជា		ប្រជាមានិតឡាវ		មីយ៉ាន់ម៉ា		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ស្ថានភាពហិរញ្ញវត្ថុ	១១.៣៧៣.៤៥០.៨៦៦	៤៥.៦០៧.៥៣៧.៧២២	២៤៤.២១២.៩២៤	៩៧៩.២៩៣.៨០៥	២៥.១៦០.២០១	១០០.៨៩២.៤០៦	១១.៦៤២.៨២៣.៩៣១	៤៦.៦៨៧.៧២៣.៩៦៣	១០.៧១០.៦០៧.៩៨៧	៤៣.១១០.១៩៧.១៤៨	១៩៧.៤៣១.១៥៣	៧៩៤.៦៦០.៣៩១	២.៣២៧.៤០៩	៩៤.៨៥៤.៨២០	១០.៩៣១.៦០៦.៥៤៩	៤៣.៩៩៩.៧១៦.៣៥៩
ទ្រព្យសកម្មសរុប	៩.៧៩០.៥៧១.១៤៤	៣៩.២៦០.១៩០.៤៤៨	១៩៩.១៨០.៩៣៨	៧៩៩.៧១៥.៥៦១	៥.៤៨៤.២៥៩	២១.៩៩១.៨៧៩	៩.៩៩៥.២៣៦.៣៤១	៤០.០៨០.៨៩៧.៨៨៤	៩.១៩១.៦៥៥.៥៧៧	៣៦.៩៩៦.៥៣៥.៥៧៤	១៥.៣៩២.៣៤៤	៦១៩.៥៣៣.៤១០	៤.៨៣១.៦០៧	១៩.៤៤៧.២១៩	៩.៣៥០.៨៣៤.៨០៤	៣៧.៦៣៥.៥៦០.២៣៣
បំណុលសរុប																

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក (ត)

(ឃ) ការផ្ទៀងផ្ទាត់

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់				
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល				
ចំណូលសរុបតាមផ្នែក	៤៦៣.០៥១.៣៥២	៤២៦.៩៦៨.៣៧៣	១.៨៥៧.២៩៨.៩៧៣	១.៧៤០.៣២៣.០៨៩
លុបចោលនូវចំណូលផ្នែកខាងក្នុង (៧០៤.៩០៦)		(៧៣៩.៨០៣)	(២.៤២៧.៣៧៨)	(៣.០១៥.៤៣៨)
ចំណូលសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	៤៦២.៣៤៦.៤៤៦	៤២៦.២២៨.៥៧០	១.៨៥៤.៨៧១.៥៩៥	១.៧៣៥.៣០៧.៦៥១
ចំណេញ ឬខាត				
ចំណេញសរុបតាមផ្នែក	៩០.៤៧៥.៣១២	៥៥.០៧៣.០៨៩	៣៦២.៨៩៦.៤៧៧	២២៤.៤៧៧.៩១០
លុបចោលនូវខាត/(ចំណេញ)ផ្នែកខាងក្នុង (២៣.១៥៦)		(២១.៧៦១)	៩២.៨៧៩	(៨៤.៦៩៧)
ចំណេញសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	៩០.៤៥២.១៥៦	៥៥.០៥១.៣២៨	៣៦២.៩៨៩.៣៥៦	២២៤.៣៩៣.២១៣

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល				
ចំណូលសរុបតាមផ្នែក	២៣៥.៤៥០.៥៨៤	២១៤.៤៤២.៥៨៣	៩៤២.៩៧៩.៥៨៩	៨៧៤.៩២៥.៧៣៩
លុបចោលនូវចំណូលផ្នែកខាងក្នុង (៣៥១.៩៨៤)		(២៥៥.៤១៧)	(១.៤០៩.៧១២)	(១.០៤២.១០២)
ចំណូលសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	២៣៥.០៩៨.៦០០	២១៤.១៨៧.១៦៦	៩៤១.៥៦៩.៨៧៧	៨៧៣.៨៨៣.៦៣៧
ចំណេញ ឬខាត				
ចំណេញសរុបតាមផ្នែក	៤៧.៦៩២.៥៦៧	២៨.៥២២.២០២	១៩១.០០៨.៧៣១	១១៦.៣៧០.៥៤៤
លុបចោលនូវខាត/(ចំណេញ)ផ្នែកខាងក្នុង (១៨.៨៦០)		(២៨.៤២៧)	៧៥.៥៣៤	(១១៥.៩៨៣)
ចំណេញសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	៤៧.៧១១.៤២៧	២៨.៤៩៣.៧៧៥	១៩១.០៨៤.២៦៥	១១៦.២៥៤.៦០១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក (ត)

(ឃ) ការផ្ទៀងផ្ទាត់ (ត)

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល។

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម				
ទ្រព្យសកម្មសរុបតាមផ្នែក	១១.៦៤២.៨២៣.៩៣១	១០.៩៣១.៦០៦.៥៤៩	៤៦.៦៤៧.៧២៣.៩៦៣	៤៣.៩៩៩.៧១៦.៣៥៩
លុបចោលនូវទ្រព្យសកម្មផ្នែកខាងក្នុង	(៩៧.០៨៣.៥២៥)	(៩៧.៧៧៤.៧១៩)	(៣៨៩.៣០៤.៩៣៥)	(៣៩៣.៥៤៣.២៤៤)
ទ្រព្យសកម្មសរុប	១១.៥៤៥.៧៤០.៤០៦	១០.៨៣៣.៨៣១.៨៣០	៤៦.២៥៨.៤១៩.០២៨	៤៣.៦០៦.១៧៣.១១៥
បំណុល				
បំណុលសរុបតាមផ្នែក	៩.៩៩៥.២៣៦.៣៨១	៩.៣៥០.៤៣៨.៨០៨	៤០.០៨០.៨៩៧.៨៨៨	៣៧.៦៣៥.៥១៦.២០៣
លុបចោលនូវបំណុលផ្នែកខាងក្នុង	(៦.០៥០.៦៨០)	(៦.៧៧៣.៨៩៩)	(២៤.២៦៣.២២៧)	(២៧.២៦៤.៩៤២)
បំណុលសរុប	៩.៩៨៩.១៨៥.៧០១	៩.៣៤៣.៦៦៤.៩០៩	៤០.០៥៦.៦៣៤.៦៦១	៣៧.៦០៨.២៥១.២៦១

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៦. ព័ត៌មានតាមផ្នែក (ត)
(ឃ) ការផ្ទៀងផ្ទាត់ (ត)

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុចន្លោះពេលសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល។

ព័ត៌មានតាមផ្នែកផ្សេងៗ
 សរុបរំលស់ទ្រព្យប្រើ និងអរូបីតាមផ្នែក
 លុបចោលនូវរំលស់ទ្រព្យប្រើ និងអរូបីផ្នែកខាងក្នុង
សរុបរំលស់ទ្រព្យប្រើ និងអរូបី

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់			
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
២៣.៧៥០.៥១៤	២០.១៩៦.៤០៤	៩៥.២៦៣.៣២៨	៨២.៣២០.៥៥៩
(៧.៥៧៥)	(៤.៤៦៩)	(៣០.៣៨៣)	(១៨.២១៦)
២៣.៧៤២.៩៣៩	២០.១៩១.៩៣៥	៩៥.២៣២.៩៤៥	៨២.៣០២.៣៤៣

ព័ត៌មានតាមផ្នែកផ្សេងៗ
 សរុបរំលស់ទ្រព្យប្រើ និងអរូបីតាមផ្នែក
 លុបចោលនូវរំលស់ទ្រព្យប្រើ និងអរូបីផ្នែកខាងក្នុង
សរុបរំលស់ទ្រព្យប្រើ និងអរូបី

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
១២.១២២.៤៩៩	១០.១៨៦.៧១៤	៤៨.៥៥០.៦០៨	៤១.៥៦១.៧៩៣
(៣.៨០៩)	(៣.៨០៤)	(១៥.២៥៥)	(១៥.៥៣៧)
១២.១១៨.៦៩០	១០.១៨២.៩១០	៤៨.៥៣៥.៣៥៣	៤១.៥៤៦.២៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៧. សាច់ប្រាក់ក្នុងដៃ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
របរពេលខ្លី								
តាមរូបិយប័ណ្ណ៖								
ជាប្រាក់ដុល្លារអាមេរិក	៣០៨.៩៦៥.៩៣០	៣១៥.៦៩៥.៥០៣	១.២៣៨.៩៥៣.៣៧៩	១.២៧០.៦៧៤.៤០០	៣០៧.៤០៤.៩៥៥	៣១៣.៩៨៣.៤៣៧	១.២៣២.៦៩៣.៨៧០	១.២៦៣.៧៨៣.៣៣៤
ជាប្រាក់រៀលខ្មែរ	១៥៣.២៨១.៨៤៦	១៦១.២៤២.៥៤៤	៦១៤.៦៦០.២០២	៦៤៩.០០១.២៤០	១៥៣.២៦១.២៥៤	១៦១.២២៦.៥៧៦	៦១៤.៥៧៧.៦២៩	៦៤៨.៩៣៦.៩៦៨
ជាប្រាក់បាតថៃ	១៥.២២៥.៧៤៣	២៨.១៨៤.៦៥២	៦១.០៥៥.២២៩	១១៣.៤៤៣.២២៤	១៣.៦១៥.៤៨៨	២៦.៦៦៧.៦៦៧	៥៤.៥៩៨.១០៧	១០៧.៣៣៧.៣៦០
ជាប្រាក់អឺរ៉ូ	២.២១០.៨៤៩	១.០៤៨.០៤៨	៨.៨៦៥.៥០៤	៤.២១៨.៣៩៣	២.២០៧.៦៧៥	១.០៤១.៣៤៤	៨.៨៥២.៧៧៧	៤.១៩១.៤១០
ជារូបិយប័ណ្ណផ្សេងៗ	៨.៤៣៩.៧១៨	៧.៧៧១.៣៧៦	៣៣.៨៤៣.២៧១	៣១.២៧៩.៧៨៨	១.៥១៦.០៦៣	៥៤០.០៤៩	៦.០៧៩.៤១១	២.១៧៣.៦៩៧
	៤៨៨.១២៤.០៨៦	៥១៣.៩៤២.១២៣	១.៩៥៧.៣៧៧.៥៨៥	២.០៦៨.៦១៧.០៤៥	៤៧៨.០០៥.៤៣៥	៥០៣.៤៥៩.០៧៣	១.៩១៦.៨០១.៧៩៤	២.០២៦.៤២២.៧៦៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
ធនាគារជាតិ នៃកម្ពុជា	១.៤១០.២៩១.៣៥២	១.២៤៧.៧៧៣.០៤៧	៥.៦៥៥.២៦៨.៣២២	៥.០២២.២៨៦.៥១៤	១.៤១០.២៩១.៣៥២	១.២៤៧.៧៧៣.០៤៧	៥.៦៥៥.២៦៨.៣២២	៥.០២២.២៨៦.៥១៤
ធនាគារផ្សេងៗ	១០១.០៣៨.២២១	៥០.៤០៩.១៥៣	៤០៥.១៦៣.២៦៧	២០២.៨៩៦.៨៤១	១០១.០៣៨.២២១	៥០.៤០៩.១៥៣	៤០៥.១៦៣.២៦៧	២០២.៨៩៦.៨៤១
	១.៥១១.៣២៩.៥៧៣	១.២៩៨.១៨២.២០០	៦.០៦០.៤៣១.៥៨៩	៥.២២៥.១៨៣.៣៥៥	១.៥១១.៣២៩.៥៧៣	១.២៩៨.១៨២.២០០	៦.០៦០.៤៣១.៥៨៩	៥.២២៥.១៨៣.៣៥៥
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
ធនាគារឡាវ	៥៤.៦០៤.១១៩	២២.៥៩៣.១៨៤	២៣៥.០០២.៥១៧	៩០.៩៣៧.៥៨២	-	-	-	-
ធនាគារផ្សេងៗ	១.១២១.៨២០.៣៣៧	៦៦២.២៣៩.១៨២	៤.៤៩៨.៤៩៩.៥៥២	២.៦៦៥.៥១២.៧០៨	១.១១៦.៥៥៤.០២១	៦៦០.៤៣៦.៨១៩	៤.៤៧៧.៣៩៧.៦៦៤	២.៦៥៤.២៥៨.១៩៦
	១.១៧៦.៤២៤.៤៥៦	៦៨៤.៨៣២.៣៦៦	៤.៧៣៣.៥០២.០៦៩	២.៧៥៦.៤៥០.២៩០	១.១១៦.៥៥៤.០២១	៦៦០.៤៣៦.៨១៩	៤.៤៧៧.៣៩៧.៦៦៤	២.៦៥៤.២៥៨.១៩៦
សរុបសមតុល្យជាមួយធនាគារក្នុងស្រុកនិងក្រៅស្រុក								
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	២.៦៩១.៧៥៤.០២៩ (៧៨៧.០៧៥)	១.៩៨៣.០១៤.៥៧០ (៦២២.៩០៤)	១០.៧៩៣.៩៣៣.៦៥៨ (៣.១៥៦.១៧២)	៧.៩៨១.៦៣៣.៦៤៥ (២.៥០៧.២០៥)	២.៦២៧.៨៤៧.៥៩៤ (៥៩៣.០១១)	១.៩៥៨.៦១៩.០១៩ (៥៦០.៨៩០)	១០.៥៣៧.៨២៩.២៥៣ (២.៣៧៧.៩៧៥)	៧.៨៨៣.៤៤១.៥៥១ (២.២៥៧.៥៨២)
	២.៦៩០.៩៦៦.៩៥៤	១.៩៨២.៣៩១.៦៦៦	១០.៧៩០.៧៧៧.៤៨៦	៧.៩៧៩.១២៦.៤៤០	២.៦២៧.២៥៤.៥៨៣	១.៩៥៧.៧២៨.១២៩	១០.៥៣៥.៤៥១.២៧៨	៧.៨៨១.១៨៣.៩៦៩
ប្រាក់បញ្ញើរយៈពេលខ្លី								
ប្រាក់បញ្ញើរយៈពេលវែង	២.៦៩០.៩៦៦.៩៥៤	១.៩៨២.៣៩១.៦៦៦	១០.៧៩០.៧៧៧.៤៨៦	៧.៩៧៩.១២៦.៤៤០	២.៦២៧.២៥៤.៥៨៣	១.៩៥៧.៧២៨.១២៩	១០.៥៣៥.៤៥១.២៧៨	៧.៨៨១.១៨៣.៩៦៩
	-	-	-	-	-	-	-	-
	២.៦៩០.៩៦៦.៩៥៤	១.៩៨២.៣៩១.៦៦៦	១០.៧៩០.៧៧៧.៤៨៦	៧.៩៧៩.១២៦.៤៤០	២.៦២៧.២៥៤.៥៨៣	១.៩៥៧.៧២៨.១២៩	១០.៥៣៥.៤៥១.២៧៨	៧.៨៨១.១៨៣.៩៦៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ (ត)

ក) តាមប្រភេទគណនី

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
គណនីចរន្ត	១.៤១០.៨១៣.៣១២	១.២៤៨.០៥៨.៨៥០	៥.៦៥៧.៣៦១.៣៨២	៥.០២៣.៤៣៦.៨៧១	១.៤១០.៨១៣.៣១២	១.២៤៨.០៥៨.៨៥០	៥.៦៥៧.៣៦១.៣៨២	៥.០២៣.៤៣៦.៨៧១
ប្រាក់បញ្ញើមានកាលកំណត់	១០០.៥១៦.២៦១	៥០.១២៣.៣៥០	៤០៣.០៧០.២០៧	២០១.៧៤៦.៤៨៤	១០០.៥១៦.២៦១	៥០.១២៣.៣៥០	៤០៣.០៧០.២០៧	២០១.៧៤៦.៤៨៤
	១.៥១១.៣២៩.៥៧៣	១.២៩៨.១៨២.២០០	៦.០៦០.៤៣១.៥៨៩	៥.២២៥.១៨៣.៣៥៥	១.៥១១.៣២៩.៥៧៣	១.២៩៨.១៨២.២០០	៦.០៦០.៤៣១.៥៨៩	៥.២២៥.១៨៣.៣៥៥
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
គណនីចរន្ត	១២៣.៤៤២.៨៦៦	៦៨៤.៨៣២.៣៧០	៤៩៥.០០៥.៨៩៣	២.៧៥៦.៤៥០.២៩០	៦៣.៣៣៨.៧២៤	៦៦០.៤៣៦.៨១៩	២៥៣.៩៨៨.២៨៣	២.៦៥៤.២៥៤.១៩៦
ប្រាក់បញ្ញើមានកាលកំណត់	១.០៥៦.៩៨១.៥៩០	-	៤.២៣៨.៤៩៦.១៧៦	-	១.០៥៣.២១៩.២៩៧	-	៤.២២៣.៤០៩.៣៨១	-
	១.១៨០.៤២៤.៤៥៦	៦៨៤.៨៣២.៣៧០	៤.៧៣៣.៥០២.០៦៩	២.៧៥៦.៤៥០.២៩០	១.១១៦.៥៥៨.០២១	៦៦០.៤៣៦.៨១៩	៤.៤៧៧.៣៩៧.៦៦៤	២.៦៥៤.២៥៤.១៩៦
សមតុល្យជាមួយធនាគារនៅក្នុងនិងក្រៅប្រទេសសរុប	២.៦៩១.៧៥៤.០២៩	១.៩៨៣.០១៤.៥៧០	១០.៧៩៣.៩៣៣.៦៥៨	៧.៩៨១.៦៣៣.៦៤៥	២.៦២៧.៨៨៧.៥៩៤	១.៩៥៨.៦១៩.០១៩	១០.៥៣៧.៨២៩.២៥៣	៧.៨៧៧.៤៤១.៥៥១
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	(៧៨៧.០៧៥)	(៦២២.៩០៤)	(៣.១៥៦.១៧២)	(២.៥០៧.២០៥)	(៥៩៣.០១១)	(៥៦០.៨៩០)	(២.៣៧៧.៩៧៥)	(២.២៥៧.៥៨២)
	២.៦៩០.៩៦៦.៩៥៤	១.៩៨២.៣៩១.៦៦៦	១០.៧៩០.៧៧៧.៤៨៦	៧.៩៧៩.១២៦.៤៤០	២.៦២៧.២៩៤.៥៨៣	១.៣៩៧.៧២៨.១២៩	៨.១៥៩.៨៥១.២៧៨	៥.៦១៩.៨៥៩.០៦៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ (ត)

ខ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	១,៦០% - ១១,៤០%	០,៧៤% - ៦,០០%	៣,៥០% - ៦,០០%	៣,៤៦% - ៦,០០%

គ) តាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
តាមតួប្រភេទ	១.៥៣៤.២៥៦.១៧៧	១.៨៣២.៤៩១.២២០	៦.១៥២.៣៦៧.២៧២	៧.៧៧៩.៤៨៧.១៦១	១.៤៧៤.១៥២.០៣៦	១.៩០៤.៤៩៥.៦៦៩	៥.៩១១.៣៤៩.៦៦៦	៧.៦៤១.៦៩៥.០៦៨
មិនលើសពីមួយខែ	១.០៥៥.៦៣៦.៥២៩	-	៤.២៣៣.១០២.៤៨១	-	១.០៥៣.២១៩.៣០១	-	៤.២២៣.៤០៩.៣៩៧	-
រវាងពីរខែទៅបីខែ	៦៦.៦៧៤.៥១០	៤០.០៥៦.៤០៦	២៦៧.៣៦៤.៧៤៥	១៦១.២២៧.០៣៤	៦៥.៣២៩.៤៤៥	៤០.០៥៦.៤០៦	២៦១.៩៧១.០៧៤	១៦១.២២៧.០៣៣
រវាងពីបួនខែទៅប្រាំមួយខែ	៣៥.១៨៦.៤១៣	១០.០៦៦.៩៤៤	១៤១.០៩៩.១២០	៤០.៥១៩.៤៥០	៣៥.១៨៦.៤១២	១០.០៦៦.៩៤៤	១៤១.០៩៩.១១៦	៤០.៥១៩.៤៥០
តម្លៃយោងដុល	២.៦៩១.៧៥៤.០២៩	១.៩៨៣.០១៤.៥៧០	១០.៧៩៣.៩៣៣.៦៥៤	៧.៩៨១.៦៣៣.៦៤៥	២.៦២៧.៨៤៧.៥៩៤	១.៩៥៤.៦១៩.០១៩	១០.៥៣៧.៨២៩.២៥៣	៧.៨៨៣.៤៤១.៥៥១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ

		សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
		កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
មូលហេតុភាគហ៊ុនដែលមិនបានចុះបញ្ជី នៅតម្លៃសមស្រប									
តាមរយៈលទ្ធផលលម្អិតផ្សេងៗ៖									
ក្រុមហ៊ុន ក្រេឌីត ហ្សូរ៉ូ (ខេមបូឌា) ម.ក		១៥៣.៥២៩	១៥៣.៥២៩	៦១៥.៦៥១	៦១៧.៩៥៤	១៥៣.៥២៩	១៥៣.៥២៩	៦១៥.៦៥១	៦១៧.៩៥៤
SWIFT		៣៦.១៤១	៣៦.១៤១	១៤៤.៩២៥	១៤៥.៤៦៨	៣៦.១៤១	៣៦.១៤១	១៤៤.៩២៥	១៤៥.៤៦៨
សរុបវិនិយោគហិរញ្ញវត្ថុនៅតម្លៃ សមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ		(ក)	១៨៩.៦៧០	១៨៩.៦៧០	៧៦០.៥៧៦	៧៦៣.៤២២	១៨៩.៦៧០	១៨៩.៦៧០	៧៦០.៥៧៦
ការវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងថ្លៃដើមបានរំលស់									
មូលហេតុអាចជួញដូរបាន ជាមួយ ធនាគារជាតិ នៃ កម្ពុជា		(ខ)	១៤៧.១១១.៣៤១	៣៧៣.៣៩២.៤៧១	៥៤៩.៩១៦.៦៣៤	១.៥០២.៩០៤.៦៩៦	១៤៧.១១១.៣៤១	៣៧៣.៣៩២.៤៧១	៥៤៩.៩១៦.៦៣៤
មូលហេតុបំណុល		(គ)	៩៧.០១៦.៤១២	៩៤.២៧៤.៧៧២	៣៤៩.០៣៧.៤១៦	៣៩៥.៥៥៥.៩៥៧	៩៧.០១៦.៤១២	៩៤.២៧៤.៧៧២	៣៤៩.០៣៧.៤១៦
			២៤៤.១២៨.១៩៣	៤៧១.៦៦៧.២៤៣	៩៧៨.៩៥៤.០៥៤	១.៨៩៨.៤៦០.៦៥៣	២៤៤.១២៨.១៩៣	៤៧១.៦៦៧.២៤៣	៩៧៨.៩៥៤.០៥៤
សំវិធានធន ECL			(៧២០.៦៣២)	(៥២.០៣៥)	(២.៤៤៩.៧៣៤)	(២០៩.៤៤១)	(៧២០.៦៣២)	(៥២.០៣៥)	(២.៤៤៩.៧៣៤)
សរុបការវិនិយោគហិរញ្ញវត្ថុនៅក្នុងថ្លៃដើមបានរំលស់			២៤៣.៤០៧.៥៦១	៤៧១.៦១៥.២០៨	៩៧៦.០៦៤.៣២០	១.៨៩៨.២៥១.២១២	២៤៣.៤០៧.៥៦១	៤៧១.៦១៥.២០៨	៩៧៦.០៦៤.៣២០
សរុបការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ			២៤៣.៥៩៧.២៣១	៤៧១.៨០៤.៥៧៨	៩៧៦.៤២៤.៨៩៦	១.៨៩៩.០១៤.៦៣៤	២៤៣.៥៩៧.២៣១	៤៧១.៨០៤.៥៧៨	៩៧៦.៤២៤.៨៩៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ការវិនិយោគហិរញ្ញវត្ថុរយៈពេលខ្លី	១៦២.៦៥០.៥០៧	៤៣៥.៦១៦.៤៧១	៦៥២.២២៨.៥៣៣	១.៧៥៣.៣៥៦.២៩៥	១៦២.៦៥០.៥០៧	៤៣៥.៦១៦.៤៧១	៦៥២.២២៨.៥៣៣	១.៧៥៣.៣៥៦.២៩៧
ការវិនិយោគហិរញ្ញវត្ថុរយៈពេលវែង	៨១.៤៧៧.៦៨៦	៣៦.០៥០.៧៧២	៣២៦.៧២៥.៥២១	១៤៥.១០៤.៣៥៨	៨១.៤៧៧.៦៨៦	៣៦.០៥០.៧៧២	៣២៦.៧២៥.៥២១	១៤៥.១០៤.៣៥៦
តម្លៃយោងដុល	២៤៤.១២៨.១៩៣	៤៧១.៦៦៧.២៤៣	៩៧៨.៩៥៤.០៥៤	១.៨៩៨.៤៦០.៦៥៣	២៤៤.១២៨.១៩៣	៤៧១.៦៦៧.២៤៣	៩៧៨.៩៥៤.០៥៤	១.៨៩៨.៤៦០.៦៥៣

ការវិភាគនៃឥណទាននៃការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី១ខែ	១៤៦.៨៥១.១៣១	៤០៩.៧០២.៣៧០	៥៨៨.៨៧៣.០៣៥	១.៦៤៩.០៥២.០៣៩	១៤៦.៨៥១.១៣១	៤០៩.៧០២.៣៧០	៥៨៨.៨៧៣.០៣៥	១.៦៤៩.០៥២.០៤១
រវាងពី២ខែទៅ៣ខែ	៥.២៣៤.៨៥៣	១៥.៩៣៥.៦៩៧	២០.៩៩១.៧៦១	៦៤.១៤១.១៨០	៥.២៣៤.៨៥៣	១៥.៩៣៥.៦៩៧	២០.៩៩១.៧៦១	៦៤.១៤១.១៨០
រវាងពី៤ខែទៅ៦ខែ	៤.៩៦៩.៥៩២	១២០.៤៧៨	១៩.៩២៨.០៦៤	៤៨៤.៩២៤	៤.៩៦៩.៥៩២	១២០.៤៧៨	១៩.៩២៨.០៦៤	៤៨៤.៩២៤
រវាងពី៧ខែទៅ១២ខែ	៥.៥៩៤.៩៣១	៩.៨៥៧.៩២៦	២២.៤៣៥.៦៧៣	៣៩.៦៧៨.១៥២	៥.៥៩៤.៩៣១	៩.៨៥៧.៩២៦	២២.៤៣៥.៦៧៣	៣៩.៦៧៨.១៥២
លើសពី ១២ខែ	៨១.៤៧៧.៦៨៦	៣៦.០៥០.៧៧២	៣២៦.៧២៥.៥២១	១៤៥.១០៤.៣៥៨	៨១.៤៧៧.៦៨៦	៣៦.០៥០.៧៧២	៣២៦.៧២៥.៥២១	១៤៥.១០៤.៣៥៦
តម្លៃយោងដុល	២៤៤.១២៨.១៩៣	៤៧១.៦៦៧.២៤៣	៩៧៨.៩៥៤.០៥៤	១.៨៩៨.៤៦០.៦៥៣	២៤៤.១២៨.១៩៣	៤៧១.៦៦៧.២៤៣	៩៧៨.៩៥៤.០៥៤	១.៨៩៨.៤៦០.៦៥៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

- (ក) តំណាងឱ្យការវិនិយោគតាមមូលធនរបស់ធនាគារនៅក្នុងក្រុមហ៊ុន ក្រេឌីត ប្តូរ (ខេមបូឌា) ម.ក (“CBC”). កាន់កាប់ដោយផ្ទាល់ចំនួន ៥% និងកាន់កាប់ដោយប្រយោល ១% តាមរយៈសមាគមធនាគារ នៅកម្ពុជា។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទឹកប្រាក់វិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុន ក្រេឌីត ប្តូរ (ខេមបូឌា) ម.ក មានចំនួន ១៥៣.៥២៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១៥៣.៥២៩ ដុល្លារអាមេរិក) និងការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុន Society for Worldwide Interbank Financial Telecommunications (“SWIFT”) មានចំនួន ៣៦.១៤១ ដុល្លារ អាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣៦.១៤១ ដុល្លារអាមេរិក) ដោយអ្នកគ្រប់គ្រងជឿជាក់ថាថ្លៃដើមនៃការវិនិយោគទាំងនេះ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ ចំណូលភាគលាភទទួលបានពី CBC ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទខែដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មិនទាន់បានបែងចែកចំណូលភាគលាភនៅឡើយ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ មិនទាន់បានបែងចែកចំណូលភាគលាភនៅឡើយ)។
- (ខ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ធនាគារមិនមានដាក់មូលបត្រអាចជួញដូរបាន (“NCD”) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ គ្មាន) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់ទេ។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មូលបត្រអាចជួញដូរបានផ្សេងទៀតមានទឹកប្រាក់ ចំនួន១៤៧.១១១.៣៨១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣៧៣.៣៩២.៤៧១ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើស ឬស្មើនឹងដប់ពីរខែ។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ធនាគារមិនទាន់បានប្រើវិធានប្រសិទ្ធភាពទូទាត់ឧបករណ៍ផាត់ទាត់នេះនៅឡើយទេ។
- (គ) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ធនាគារបានវិនិយោគលើមូលបត្របំណុលសាជីវកម្មដែលមានតម្លៃចារឹកស្មើនឹង ៣០.០០០.០០០ ដុល្លារអាមេរិក ដែលបានធានាដោយក្រុមហ៊ុន អូរីស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភីស៊ី ជាភាគីទីបី។ មូលបត្របំណុលទទួលបានការប្រាក់ ក្នុងអត្រា ៥,៥% ក្នុងមួយឆ្នាំ និងត្រូវបានទូទាត់សងវិញនៅពេលដល់កាលកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ធនាគារបានវិនិយោគឡើងវិញជាមួយភាគីទីបីដែលនៅក្នុងមូលបត្របំណុលសាជីវកម្មថ្មីមួយដែលមានតម្លៃចារឹកស្មើនឹង ៣០.០០០.០០០ ដុល្លារអាមេរិក ដោយទទួលបានអត្រាការប្រាក់ ៦,២៥% ក្នុងមួយឆ្នាំ ហើយមានកាលកំណត់នៅចន្លោះឆ្នាំ ២០២៨ ដល់ឆ្នាំ ២០៣២។
- ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ តម្លៃយោងនៃការវិនិយោគមានចំនួន ៣០.៥៤៤.០២១ ដុល្លារអាមេរិក (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤៖ ៣១.៦០៩.៣១៥ ដុល្លារអាមេរិក)។
- គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ ថ្លៃដើមបានរំលស់ទៅលើការវិនិយោគនៃមូលបត្ររដ្ឋ គឺមានទឹកប្រាក់ចំនួន ២៦៦.៥៥៣.៨៨៦.៧៦០ រៀល (សមមូលនឹង ៦៦.៤៧២.២៩១ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មានទឹកប្រាក់ចំនួន ២៦៨.៣២៨.៤៦៩.៤៣៥ រៀល (សមមូលនឹង ៦៦.៦៦៥.៤៥៨ ដុល្លារអាមេរិក)) និងតម្លៃចារឹករបស់វាគឺមានទឹកប្រាក់ចំនួន ២៦៨.០០០.០០០.០០០ រៀល (សមមូលនឹង ៦៦.៨៣២.៩១៨ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មានទឹកប្រាក់ចំនួន ២៦៨.០០០.០០០.០០០ រៀល (សមមូលនឹង ៦៦.៥៨៣.៨៥១ ដុល្លារអាមេរិក))។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ ធនាគារបានដាក់មូលបត្ររដ្ឋដែលមានទឹកប្រាក់ចំនួន ១៥៦.៣០០.០០០.០០០ រៀល (សមមូលនឹង ៣៨.៩៧៧.៥៥៦ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មានទឹកប្រាក់ចំនួន ៩៨.៣០០.០០០.០០០ រៀល (សមមូលនឹង ២៤.៤២២.៣៦០ ដុល្លារអាមេរិក)) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

ធនាគារបានទិញមូលបត្ររដ្ឋពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចត្រឹមមានខាងក្រោម៖

លរ	កាលបរិច្ឆេទ	បរិមាណ (សន្លឹក)	ការប្រាក់ក្នុងមួយឆ្នាំ	ការប្រាក់ក្នុងសណ្ឋានប្រតិទាន	ចំនួនឆ្នាំកាន់កាប់ (ឆ្នាំ)	កាលបរិច្ឆេទសណ្ឋានប្រតិទាន	តម្លៃចារឹក (រៀល) ក្នុងមួយសន្លឹក	ទំហំទឹកប្រាក់បោះផ្សាយ	
								ពាន់រៀល	ដុល្លារអាមេរិក
១	១៨/០៨/២០២៣	២០.០០០	៤,០០%	៤,៣០%	២	១៨/០៨/២០២៥	១.០០០.០០០	២០.០០០.០០០	៤.៩៨៧.៥៣១
២	២២/០៩/២០២៣	៨.០០០	៤,៥០%	៥,២០%	៣	២២/០៩/២០២៦	១.០០០.០០០	៨.០០០.០០០	១.៩៩៥.០១២
៣	២៤/១១/២០២៣	១០.០០០	៤,០០%	៤,៥០%	២	២៤/១១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៩៣.៧៦៦
៤	២៤/១១/២០២៣	១០.០០០	៤,០០%	៤,៦០%	២	២៤/១១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៩៣.៧៦៦
៥	២៣/០២/២០២៤	១០.០០០	៤,០០%	៤,៧៥%	២	២៣/០២/២០២៦	១.០០០.០០០	១០.០០០.០០០	២.៤៩៣.៧៦៦
៦	២៣/០២/២០២៤	១០.០០០	៤,០០%	៤,៧០%	២	២៣/០២/២០២៦	១.០០០.០០០	១០.០០០.០០០	២.៤៩៣.៧៦៦
៧	២២/០៣/២០២៤	១២០.០០០	៤,៥០%	៥,២៥%	៣	២២/០៣/២០២៧	១.០០០.០០០	១២០.០០០.០០០	២៩.៩២៥.១៨៧
៨	២១/០៣/២០២៥	៤០.០០០	៣,៥០%	៤,៣០%	៣	២១/០៣/២០២៨	១.០០០.០០០	៤០.០០០.០០០	៩.៩៧៥.០៦២
៩	២១/០៣/២០២៥	៤០.០០០	៣,៥០%	៤,២០%	៣	២១/០៣/២០២៨	១.០០០.០០០	៤០.០០០.០០០	៩.៩៧៥.០៦២
សរុប		២៦៨.០០០					៩.០០០.០០០	២៦៨.០០០.០០០	៦៦.៨៣២.៩១៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ

	ស្តង់ដារ											
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥			ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤			ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥			ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធាននៃECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធាននៃECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៥)	សំវិធាននៃECL ពាន់រៀល	តម្លៃយោងសុទ្ធ ពាន់រៀល (កំណត់សម្គាល់ ៥)	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៥)	សំវិធាននៃECL ពាន់រៀល (កំណត់សម្គាល់ ៥)	តម្លៃយោងសុទ្ធ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានខ្នាតតូច	៣.៣២១.៥០២.៦២១	(៥៣.០០៩.៧៧១)	៣.២៦៨.៤៩២.៨៥០	៣.២០៧.១៨៨.១០៦	(៤៥.៣១៥.៣៤៧)	៣.១៦១.៨៧២.៧៥៩	១៣.៣១៩.២២៥.៥១០	(២១២.៥៦៩.១៨២)	១៣.១០៦.៦៥៦.៣២៨	១២.៩០៤.៩៣២.១២៧	(១៨២.៣៩៤.២៧២)	១២.៧២៤.៥៣៧.៨៥៥
ឥណទានខ្នាតធំ	២.៥១៤.១២៥.១២០	(៤១.៤៦១.០២៤)	២.៤៧២.៦៦៤.០៩៦	២.៤៩៥.៣២១.៣៥៧	(៣៥.៦៨៧.៦៥៦)	២.៤៥៩.៦៣៣.៧០១	១០.០៨១.៦៤១.៧៣២	(១៦៦.២៥៨.៧២២)	៩.៩១៥.៣៨៣.០១០	១០.០៤៣.៦៦៤.៤៦២	(១៤៣.៦៤២.៨១៥)	៩.៩០០.០២១.៦៤៧
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	៦៨១.០៨៩.៧០២	(៧.៨២៣.៧៨៦)	៦៧៣.២៦៥.៩១៦	៦៦១.១៦១.៦៣០	(៦.៣៧៣.២១៥)	៦៥៤.៧៨៨.៤១៥	២.៧៣១.១៦៩.៧០៥	(៣១.៣៧៣.៣៨២)	២.៦៩៩.៧៩៦.៣២៣	២.៤៨០.០៥០.៥១១	(២៥.៦៥២.១៩០)	២.៤៥៤.១៤៤.១៣១
ឥណទានបុគ្គលិក	៣០៤.៤៤០.២៤៤	(៤៨២.១៩៧)	៣០៣.៩៥៨.០៤៧	២៩៨.៨៧៤.២០៧	(៤៥២.២៦៤)	២៩៨.៤២១.៩៤៣	១.២២០.៨០៥.៣៧៨	(១.៩៣៣.៦១០)	១.២១៨.៨៧១.៧៦៨	១.២០៦.៩៣៨.១៥៨	(១.៨២០.៣៦៣)	១.២០៥.១១៧.៧៩៥
ឥណទានវិហារៈ	១៦០.០៥៣.៣០៥	(១.២៣១.៣៧៩)	១៥៨.៨២១.៩២៦	១៦៣.៤៨៧.៨៩៣	(១.៣៦៧.៩៤៤)	១៦២.១១៩.៩៤៩	៦៤១.៨១៣.៩៩៤	(៤.៩៣៧.៨៣០)	៦៣៦.៨៧៦.១៦៤	៦៤១.០៣៨.១២៤	(៥.៥០៥.៩៧៥)	៦៣៥.៥៧០.១៤៩
ឥណទានសហគ្រាសសាធារណៈ	១២៥.៥០០.៣៩៩	(១.៧៨៦.២៨៩)	១២៣.៧១៤.១១០	១២៦.០១៣.២៨២	(១.៤៧៤.៤០៤)	១២៤.៥៣៨.៨៧៨	៥០៣.៥៣៨.៧០០	(៧.១៦៣.០១៩)	៤៩៦.៣៧៥.៦៨១	៥០៣.៣៧៥.៦៦១	(៥.៥៣៤.៤៧៦)	៤៩៨.៨៤១.១៨៥
ប័ណ្ណឥណទាន	១៤៦.៥២២.៣៨៧	(៥.៧៤៦.៧៩២)	១៤០.៧៧៥.៥៩៥	១២៣.៣៣១.៨៣១	(៤.៥៦៣.៨៤៧)	១១៨.៧៧២.៩៨៤	៥៨៧.៥៥៤.៧៧២	(២៣.០៤៤.៦៣៦)	៥៦៤.៥១០.១៣៦	៥៦៤.៤១០.៥០០	(១៨.៣៦៩.៤៨៤)	៥៤៦.០៤១.៦២៦
ឥណទានសហគ្រាសបុគ្គលិក	២៩.៧៥១.៣៨៤	(១០៣.៥១៥)	២៩.៦៤៧.៨៦៩	៣១.៦៣០.៨៧២	(១០៥.៤១២)	៣១.៥២៥.៤៦០	១១៩.៣០៣.០៥០	(៤១៥.០៩៥)	១១៨.៨៨៧.៩៥៥	១២៧.៣១៤.២៦០	(៤២៤.២៨៣)	១២៧.៨៩៣.៩៧៧
ឥណទានបុគ្គលិក	១៦២.៤៨៤.៥៥៩	(១១៤.៦៥៤)	១៦២.៣៦៩.៩០៥	១៦៣.៣១១.០៦៦	(១១៤.១០៦)	១៦២.១៩៦.៩៦០	៦៥.១៥៦.៨៨២	(៤៥៩.៧៦៣)	៦៤.៦៩៧.១១៩	៦៤.៦៤២.៣៥៦	(៤៥៩.៥២៧)	៦៤.១៨២.៨២៩
ឥណទានរាល់ភាគី	២២.៦៨២.៦០៤	(២០០.៣៤៤)	២២.៤៨២.២៦០	២០.០៦០.៣១៩	(៥៩.១១៦)	២០.០០១.២០៣	៩០.៩៥៧.២៤២	(៨០៣.៣៧៩)	៩០.១៥៣.៨៦៣	៨៩.៧៤០.៤៨៤	(២៣៧.៩៤២)	៨៩.៥០២.៥៤២
ឥណទានក្នុងកម្មវិធីសាងសង់	១២.៥៤០.១៤០	(១៤២.៨២១)	១២.៣៩៧.៣១៩	១៤.២១៤.៥៧៣	(៣៣៥.៧៧៥)	១៣.៩៦១.៧៩៨	៥០.២៨៥.៩៦១	(៥៧២.៧១២)	៤៩.៧១៣.២៤៩	៥០.០៤២.៥៦០	(១.៣៥១.៤៨៤)	៤៨.៦៩១.០៧៦
	៧.៣៣៤.៥១៦.៥៦៥	(១១២.១០២.៥៧៦)	៧.២២២.៤១៣.៩៨៩	៧.១១៩.០២៣.១៩០	(៩៥.៨៥៩.០៨៦)	៧.០២៣.១៦៤.១០៤	២៩.៤១១.៤១១.៤២៦	(៤៤៩.៥៣១.៣៣០)	២៨.៩៦១.៨៨០.០៩៦	២៨.៦៥៤.០៦៨.៥១០	(៣៤៥.៨៣២.៨១១)	២៨.៣០៨.២៣៥.៦៩៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

	ធនាគារ											
	ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥			ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤			ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥			ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤		
	សម្រុយោងដុល	សំវិធានឆនECL	សម្រុយោងសុទ្ធ	សម្រុយោងដុល	សំវិធានឆនECL	សម្រុយោងសុទ្ធ	សម្រុយោងដុល	សំវិធានឆនECL	សម្រុយោងសុទ្ធ	សម្រុយោងដុល	សំវិធានឆនECL	សម្រុយោងសុទ្ធ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	តាន់ហ្គេល (កំណត់សម្គាល់ ៥)	តាន់ហ្គេល (កំណត់សម្គាល់ ៥)	តាន់ហ្គេល (កំណត់សម្គាល់ ៥)	តាន់ហ្គេល (កំណត់សម្គាល់ ៥)	តាន់ហ្គេល (កំណត់សម្គាល់ ៥)	តាន់ហ្គេល (កំណត់សម្គាល់ ៥)
ឥណទានខ្នាតតូច	៣.១៨៣.៤៣៤.៩៨១	(៣៦.២៤១.២១០)	៣.១៤៧.១៩៣.៧៧១	៣.០៧២.៤១៥.៦៥៦	(២៩.៤២៥.៨៧៧)	៣.០៤២.៩៨៩.៧៧៩	១២.៧៦៥.៥៧៤.២៧៤	(១៤៥.៣២៧.២៥២)	១២.៦២០.២៤៧.០២២	១២.៣៦៦.៤៧៣.០១៥	(១១៨.៤៣៩.១៥៥)	១២.២៤៨.០៣៣.៨៦០
ឥណទានខ្នាតធំ	២.៤៩០.២៦៣.៣៣៨	(៤១.២៦១.៣១៦)	២.៤៤៩.០០២.០២២	២.៤៧៣.២៥២.៥០៣	(៣៥.៥៧៣.៦៥១)	២.៤៣៧.៦៧៨.៨៥២	៩.៩៨៥.៩៥៧.៩៩១	(១៦៥.៤៥៧.៨៧៧)	៩.៨២០.៥០០.១១៤	៩.៩៥៤.៨៤១.៣២៥	(១៤៣.១៨៣.៩៤៥)	៩.៨១១.៦៥៧.៣៨០
ឥណទានម្ចាស់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	៦៧៤.២៦២.២១១	(៧.៤០៤.៤២៣)	៦៦៦.៨៥៧.៧៨៨	៦១៣.២៦៥.៩១៤	(៦.៣៥២.៨៧៧)	៦០៦.៩១៣.០៤១	២.៧១៩.៨៣១.៤៦៦	(៣១.៣១១.៧៧៦)	២.៦៨៨.៥១៩.៦៩០	២.៤៦៨.៣៩៥.៣១៤	(២៥.៥៧០.៣២៩)	២.៤៤២.៨២៤.៩៨៥
ឥណទានរុក្ខាលីក	២៩៩.៦១៨.០៤៦	(៤៧១.៤៥៤)	២៩៩.១៤៦.៥៩២	២៩៤.២១៧.៧៧២	(៤៤៣.០៦២)	២៩៣.៧៧៤.៧១០	១.២០១.៤៦៨.៣៦៤	(១.៨៩០.៥៤៧)	១.១៩៩.៥៧៧.៨១៧	១.១៨៤.២២៦.៥៣២	(១.៧៨៣.៣២៥)	១.១៨២.៤៤៣.២០៧
ឥណទានវិហារ្យ	១៥២.៧០៤.៩៩៥	(១.១២០.២៨៤)	១៥១.៥៨៤.៧១១	១៦០.១៩៨.៩៤០	(១.៣៤៤.០២៣)	១៥៩.៨៥៤.៩១៧	៦១២.៣៤៧.០៣០	(៤.៤៩២.៣៣៩)	៦០៧.៨៥៤.៦៩១	៦០៤.៤០០.៧៣៤	(៥.៤០៩.៦៩៣)	៦០២.៣៩១.០៤១
ឥណទានគណៈកម្មាធិការសាធារណៈ	១២៣.៥២៣.០០២	(១.៧៧៤.៦៤០)	១២១.៧៤៨.៣៦២	១២៩.៨៨៦.១៨៨	(១.៤៦៤.៤៩៥)	១២៨.៤២១.៦៩៣	៤៩៥.៣២៧.២៣៨	(៧.១១៦.៣០៦)	៤៨៨.២១០.៩៣២	៥២២.៧៩១.៩០៧	(៥.៨៩៤.៥៩២)	៥១៦.៨៩៧.៣១៥
ប័ណ្ណឥណទាន	១៤៦.៥២២.៣៨៧	(៥.៧៤៦.៧៩២)	១៤០.៧៧៥.៥៩៥	១២៣.៣៣១.៨៣១	(៤.៥៦៣.៨៤៧)	១១៨.៧៦៧.៩៨៤	៥៨៧.៥៥៤.៧៧២	(២៣.០៤៤.៦៣៦)	៥៦៤.៥១០.១៣៦	៤៩៦.៤១០.៦២០	(១៨.៣៦៩.៤៨៤)	៤៧៨.០៤១.៦៤៦
ឥណទានគណៈកម្មាធិការរុក្ខាលីក	២៩.៦៨៣.១២៤	(១០៣.៤៦១)	២៩.៥៧៩.៦៦៣	៣១.៥៦០.៧៥០	(១០៥.៣០០)	៣១.៤៥៥.៤៥០	១១៩.០២៩.៣២៧	(៤១៤.៨៧៩)	១១៨.៦១៤.៤៤៨	១២៧.០៣២.០១៩	(៤២៣.៨៣៣)	១២៦.៦០៨.១៨៦
ឥណទានទុនអ្នកល	១៦២.៤៨៥.៥៩៩	(១១៤.៦៥៤)	១៦១.៣៣០.៩៤៥	១៦.៧៣១.១០៦	(១២៤.១០៦)	១៦.៦០៧.០០០	៦៥.១៥៦.៨៤២	(៤៥៩.៧៦៣)	៦៤.៦៩៧.១១៩	៦៤.៣៤២.៧០២	(៤៥៩.៥២៧)	៦៤.១៨៣.១៧៥
ឥណទានកាណីស្តកម្ម	២២.៦៨២.៦០៤	(២០០.៣៤៤)	២២.៤៨២.២៦០	២០.០៦០.៣១៩	(៥៩.១១៦)	២០.០០១.២០៣	៩០.៩៥៧.២៤២	(៨០៣.៣៧៩)	៩០.១៥៣.៨៦៣	៨០.៧៤២.៧៨៤	(២៣៧.៩៤២)	៨០.៥០៤.៨៤២
ឥណទានគណៈកម្មាធិការសាធារណៈ	៥.១៧៧.៨៧៥	(១០៨.៥៩៨)	៥.០៦៩.២៧៧	៦.៤៦៤.៧៩៦	(១០៣.៤១៤)	៦.៣៦១.៣៨២	២០.៧៦៣.២៧៩	(៤៣៥.៤៧៤)	២០.៣២៧.៨០៥	២០.០២០.៨០៤	(៤១៦.២៤១)	១៩.៦០៤.៥៦៣
	៧.១៤៨.១២១.៦៦២	(៩៤.៩៥១.១៨០)	៧.០៥៣.១៧០.៤៨២	៦.៩៤១.៣៨៥.៧៧៩	(៧៩.៥៥៩.៧៦៤)	៦.៨៦១.៨២៦.០១៥	២៨.៦៦៣.៩៦៧.៨៦៥	(៣៨០.៧៥៤.២៣២)	២៨.២៨៣.២១៣.៦៣៣	២៧.៩៣៩.០៧៧.៧៦០	(៣២០.២២៨.០៦៦)	២៧.៦១៨.៨៤៩.៦៩៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

(ក) ឥណទាន និងបុរេប្រទានជាចំនួនដុលតាមឥណប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
មិនលើសពី១ឆ្នាំ	១.៥៤៤.៨២៥.៤៣៩	១.៥៨៩.៩៧៥.៤១២	៦.១៩៤.៧៥០.០១០	៦.៣៩៩.៦៥២.៦៤៣	១.៤៨១.៥៦០.៦៣៩	១.៥២១.៦៨៦.៧២៤	៥.៩៤១.០៥៨.១៦២	៦.១២៤.៧៨៩.០៦៤
លើស ១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	២.៤០៧.៥០៤.២៨៩	២.២៧១.៨៥១.៣៨៤	៩.៦៥៤.០៩២.១៩៩	៩.១៤៤.២០១.៨២១	២.៣៤៥.២៦៩.៣៩៣	២.២១២.២៩៤.១៧១	៩.៤០៤.៥៣០.២៦៦	៨.៩០៤.៤៨៤.០៣៨
លើស ៣ឆ្នាំ ប៉ុន្តែមិនលើសពី៥ឆ្នាំ	១.៥៦២.១៥៧.១៨៤	១.៥២៤.៦៩៧.៩២៤	៦.២៦៤.២៥០.៣០៨	៦.១៣៦.៩០៩.១៦០	១.៥៣៣.៨៥៤.៣៨១	១.៤៩៤.៧៦០.៣៩៧	៦.១៥០.៧៥៦.០៦៨	៦.០១៦.៤១០.៥៩៨
លើសពី៥ឆ្នាំ	១.៨២០.០២៩.៦៥៣	១.៧៣២.៤៩៨.០៦៦	៧.២៩៨.៣១៨.៩០៩	៦.៩៧៣.៣០៤.៧១៦	១.៧៨៧.៤៣៧.២៤៩	១.៧១២.៦៤៤.៤៨៧	៧.១៦៧.៦២៣.៣៦៩	៦.៨៩៣.៣៩៤.០៦០
តម្លៃយោងដុល	៧.៣៣៤.៥១៦.៥៦៥	៧.១១៩.០២៣.១៩០	២៩.៤១១.៤១១.៤២៦	២៨.៦៥៤.០៦៨.៣៤០	៧.១៤៨.១២១.៦៦២	៦.៩៤១.៣៨៥.៧៧៩	២៨.៦៦៣.៩៦៧.៨៦៥	២៧.៩៣៩.០៧៧.៧៦០

ក្នុងអំឡុងការិយបរិច្ឆេទ សម្ព័ន្ធធនាគារ និងធនាគារ បានទទួលស្គាល់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ខាតពីឱនភាពនៃតម្លៃ/ (ការកាត់ត្រាត្រឡប់ខាតពីឱនភាពនៃតម្លៃ)លើ៖								
ឥណទាននិងបុរេប្រទាន	៣៧.៤៣៣.៩៩៤	៤២.៥៧៣.៦២៧	១៥០.១៤៧.៧៥០	១៧៣.៥៣០.១០៤	៣៥.៨៣១.០៧៧	៤១.៤៥៧.៥១៥	១៤៣.៧១៨.៤៤៨	១៦៨.៩៨០.៨៣១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១០៩.៩៥៣	៧៨.១៤៧	៤៤១.០២១	៣១៨.៥២៦	៣១.១៨២	៣៩.១៧៥	១២៥.០៧២	១៥៩.៦៧៤
គណនីត្រូវទទួលផ្សេងៗ	២០.៣៨១	(១០.៩៨៦)	៨១.៧៤៨	(៤៤.៧៧៩)	(៤.៨៨៦)	(១១.៧៨១)	(៣៤.០៣៧)	(៤៨.០១៩)
ការវិនិយោគមូលបត្របំណុល	៦៦៨.៥៩៧	(២៧២.៦៦៤)	២.៦៨១.៧៤៣	(១.១១១.៣៩៥)	៦៦៨.៥៩៧	(២៧២.៦៦៤)	២.៦៨១.៧៤៣	(១.១១១.៣៩៥)
ការប្រមូលបានមកវិញឥណទានលុបចេញពីបញ្ជី	(៥.១៩៥.០៤៥)	(៤.៩០៨.២៥៩)	(២០.៨៣៧.៣២៥)	(២០.០០៦.០៦៣)	(៤.៧១៥.០៩៤)	(៤.២៧៥.១៣៤)	(១៨.៩១២.២៤២)	(១៧.៤២៥.៤៦៣)
	៣៣.០៣៧.៨៨០	៣៧.៤៥៥.៨៦១	១៣២.៥១៤.៩៣៧	១៥២.៦៨៦.៣៩៣	៣១.៨០៧.២៧៦	៣៦.៩៣៧.១០៣	១២៧.៥៧៨.៩៨៤	១៥០.៥៥៥.៦៣២
កិច្ចសន្យាក្រៅតារាងតុល្យការ	(១.០២៣)	២៤.៩១៩	(៤.១០៣)	១០១.៥៧០	(១៤.៦៩៧)	២៣.៨៦៨	(៥៨.៩៥០)	៩៧.២៨៦
	៣២.០១៤.៨៥៧	៣៧.៤៨០.៧៨០	១២៨.៤១០.៨៣៤	១៥២.៧៨៧.៩៦៣	៣១.៧៩២.៥៧៩	៣២.៩៦០.៩៧១	១២៧.៥២០.០៣៤	១៥០.៦៥២.៩១៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

ក្នុងអំឡុងការិយបរិច្ឆេទ សម្ព័ន្ធធនាគារ និងធនាគារ បានទទួលស្គាល់ការខាតបង់ឱនភាពនៃតម្លៃ មានដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លាអាមេរិក	ដុល្លាអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លាអាមេរិក	ដុល្លាអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ខាតពីឱនភាពនៃតម្លៃ/ (ការកាត់ត្រាត្រឡប់ខាតពីឱនភាពនៃតម្លៃ) លើ៖								
ឥណទាននិងបុរេប្រទាន	១៦.៣៩៩.១១០	២២.៣៥៧.១៣៨	៦៥.៦៧៨.៤៣៦	៩១.២១៧.១២៣	១៥.៨៦០.៩៣២	២១.៧៧៦.៧៦៣	៦៣.៥២៣.០៣៣	៨៨.៨៤៩.១៩៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	(៤៦.៧៣៩)	១២.៩៦៥	(១៨៧.១៩០)	៥២.៨៩៧	(១១.៤៨៥)	(៣៤.៧២៣)	(៤៥.៩៩៧)	(១៤១.៦៧១)
គណនីត្រួតទូលផ្សេងៗ	(៥.៧៨៤)	(៩.០១៥)	(២៣.១៨១)	(៣៦.៧៨១)	(១០.៣៧៤)	(១១.៨២១)	(៤១.៥៤៤)	(៤៤.២៣០)
ការវិនិយោគមូលបត្របំណុល	៧២០.៦៣២	(១៤៧.៤៧៤)	២.៨៨៦.១៣១	(៦០១.៦៩៤)	៧២០.៦៣២	(១៤៧.៤៧៤)	២.៨៨៦.១៣១	(៦០១.៦៩៤)
ការប្រមូលបានមកវិញឥណទានលុបចេញពីបញ្ជី	(២.១៥៧.៥៧២)	(៣.១៦៦.២៧០)	(៨.៦៤១.០៧៦)	(១២.៩១៨.៣៨១)	(១.៨៨៨.៩៦៩)	(២.៨៥១.៧៨៥)	(៧.៥៦៥.៣២១)	(១១.៦៣៥.២៨១)
	១៤.៩០៩.៦៤៣	១៩.០៤៧.៣៤៤	៥៩.៧១៣.១២០	៧៧.៧១៣.១៦៤	១៤.៦៧០.៧៣៦	១៨.៧៣០.៩៦០	៥៨.៧៥៦.២៩៨	៧៦.៤២២.៣១៧
កិច្ចសន្យាក្រៅតារាងតុល្យការ	៦២១	(១៥.៨០៦)	២.៤៨៧	(៦៤.៤៨៤)	(៦.៣៣៩)	(១៩.៤០៦)	(២៥.៣៨៤)	(៧៩.១៧៦)
	១៤.៩១០.២៦៤	១៩.០៣១.៥៣៨	៥៩.៧១៥.៦០៧	៧៧.៦៤៨.៦៨០	១៤.៦៦៤.៣៩៧	១៨.៧១១.៥៥៤	៥៨.៧៣០.៩១៤	៧៦.៣៤៣.១៤១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

ក្នុងអំឡុងការិយបរិច្ឆេទ បម្រែបម្រួលនៃសំវិធានធនការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទាន របស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៩៥.៨៥៩.០៨៦	៥៥.៦៤៦.៧៧៨	៣៨៥.៨៣២.៨២១	២២៧.៣១៧.០៨៨	៧៩.៥៥៩.៧៦៨	៣៩.៥៩៩.៥៣៨	៣២០.២២៨.០៦៦	១៦១.៧៦៤.១១៣
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃក្នុងការិយបរិច្ឆេទ	៣៧.៤៣៣.៩៩៤	៤២.៥៧៣.៦២៧	១៥០.១៤៧.៧៥០	១៧៣.៥៣០.១០៤	៣៥.៨៣១.០៧៧	៤១.៤៥៧.៥១៥	១៤៣.៧១៨.៤៤៨	១៦៨.៩៨០.៨៣១
លុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(២១.១៩០.១៧២)	(១៧.២២២.៤៣៦)	(៨៤.៩៩៣.៧៨០)	(៧០.១៩៨.៦៤៨)	(២០.៤៥២.២៦៧)	(១៦.៤០៣.១៩៥)	(៨២.០៣៤.០៤៣)	(៦៦.៨៥៩.៤២៣)
លម្អៀងពីការស្តុកបំណុល	(៣៣២)	(២០១.៨៦២)	(១.៣៣២)	(៨២២.៧៩០)	១២.៦០២	(៦១.១៨១)	៥០.៥៤៧	(២៤៩.៣៧៤)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(១.៤៥៤.១២៩)	២.២៤៦.២៤៦	-	-	(១.២០៨.៧៨៦)	១.៨៣៩.៧៥៥
នាចុងការិយបរិច្ឆេទ	១១២.១០២.៥៧៦	៨០.៧៩៦.១០៧	៤៤៩.៥៣១.៣៣០	៣៣២.០៧២.០០០	៩៤.៩៥១.១៨០	៦៤.៥៩២.៦៧៧	៣៨០.៧៥៤.២៣២	២៦៥.៤៧៥.៩០២

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១០៨.២៨៧.១៥៥	៦៧.០៧០.៧២០	៤៣៣.១៤៨.៦២០	២៧១.០៣២.៧៨០	៩១.២១៤.០៣៩	៥០.៦០៣.១៩៩	៣៦៤.៨៥៦.១៥៦	២០៤.៤៨៧.៥២៧
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃក្នុងការិយបរិច្ឆេទ	១៦.៣៩៩.១១០	២២.៣៥៧.១៣៨	៦៥.៦៧៨.៤៣៦	៩១.២១៧.១២៣	១៥.៨៦០.៩៣២	២១.៧៧៦.៧៦៣	៦៣.៥២៣.០៣៣	៨៨.៨៤៩.១៩៣
លុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(១២.៩៣៨.០២៦)	(៨.៤៦៣.៤៩៩)	(៥០.២១៤.៧៩៤)	(៣៤.៥៣១.០៧៦)	(១២.០៩១.៥៧៤)	(៧.៦៨២.៣៧៤)	(៤៨.៤២៦.៧៥៤)	(៣១.៣៤៤.០៨៦)
លម្អៀងពីការស្តុកបំណុល	(៤៥.៦៦៣)	(១៦៨.២៥២)	(១៨២.៨៨០)	(១៨៦.៤៦៨)	(៣២.២១៧)	(១០៤.៩១១)	(១២៩.០២៩)	(៤២៨.០៣៧)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	១.១០១.៩៤៨	៥.០៣៥.៦៤១	-	-	៩៣០.៨២៦	៣.៩១១.៣០៥
នាចុងការិយបរិច្ឆេទ	១១២.១០២.៥៧៦	៨០.៧៩៦.១០៧	៤៤៩.៥៣១.៣៣០	៣៣២.០៧២.០០០	៩៤.៩៥១.១៨០	៦៤.៥៩២.៦៧៧	៣៨០.៧៥៤.២៣២	២៦៥.៤៧៥.៩០២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១១. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ការទូទាត់ជាមុន និងប្រែប្រួល	១២.៥១៥.០១១	១០.០៣៩.៧៧២	៥០.១៨៥.១៩៤	៤០.៤១០.០៨២	១១.១៩៦.៥៤៣	៩.១៥២.០៦៥	៤៤.៨៩៨.១៣៧	៣៦.៨៣៧.០៦២
ប្រាក់ទទួលបានពី Western Union និង Visa	៦.០៨០.៤៥២	៥.៤៥១.២៣៥	២៤.៣៨២.៦១៣	២១.៩៤១.២២១	៦.០៤៩.០៥៨	៥.៤៣០.៤៩៧	២៤.២៥៦.៧២៣	២១.៨៥៧.៧៥០
ការផ្គត់ផ្គង់សម្ភារការិយាល័យ	៥.០២៩.៣៥៦	៥.១២២.៧០០	២០.១៦៧.៧១៨	២០.៦១៨.៨៦៨	៤.៨៣៤.៨២០	៤.៩០៣.០០១	១៩.៣៨៧.៦២៨	១៩.៧៣៤.៥៧៩
ពន្ធកាត់ទុកត្រូវទទួល	៤.៧៧៥.០០២	៥.៥៦៣.៣១៥	១៩.១៤៧.៧៥៨	២២.៣៩២.៣៤៣	៤.៧០៤.៩២០	៥.៤៩៧.៧៦១	១៨.៨៦៦.៧២៩	២២.១២៤.៤៨៨
ផ្សេងៗ	៦.៥៧៦.០៩៤	៥.០៨២.៦៩៣	២៦.៣៧០.១៣៦	២០.៤៥៧.៨៣៨	៤.៩៦៤.៦៩២	៣.១៤៦.២២៣	១៩.៩០៨.៤១៦	១២.៦៦៣.៥៤៩
	៣៤.៩៧៥.៩១៥	៣១.២៥៩.៧១៥	១៤០.២៥៣.៤១៩	១២៥.៨២០.៣៥៦	៣១.៧៥០.០៣៣	២៨.១២៩.៩៨៧	១២៧.៣១៧.៦៣៣	១១៣.២២១.៤២៨
សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុក	(៤៧៤.០៧៨)	(៣២.១៥៥)	(១.៩០១.០៥៣)	(១២៩.៤២៣)	(៤២០.៩៧៦)	(៧.៨៧៥)	(១.៦៨៨.១១៤)	(៣១.៦៩៧)
តម្លៃយោងសុទ្ធ	៣៤.៥០១.៨៣៧	៣១.២២៧.៥៦០	១៣៨.៣៥២.៣៦៦	១២៥.៦៩០.៩៣៣	៣១.៣២៩.០៥៧	២៨.១២២.១១២	១២៥.៦២៩.៥១៩	១១៣.១៨៩.៧៣១
ទ្រព្យសកម្មរយៈពេលខ្លី	២៥.១៤៩.៧៨៨	១៨.៦១០.១៧៦	១០០.៨៥០.៦៥០	៧៤.៩០៥.៩៥៨	២២.៦៥៦.៨១៥	១៥.៧២៣.៥៥៤	៩០.៨៥៣.៨២៨	៦៣.២៨៧.៣០៦
ទ្រព្យសកម្មរយៈពេលវែង	៩.៣៥២.០៤៩	១២.៦១៧.៣៨៤	៣៨.៥០១.៧១៦	៥០.៧៨៤.៩៧៥	៨.៦៧២.២៤២	១២.៣៩៨.១១៨	៣៤.៧៧៥.៦៩១	៤៩.៩០២.៤២៥
តម្លៃយោងសុទ្ធ	៣៤.៥០១.៨៣៧	៣១.២២៧.៥៦០	១៣៨.៣៥២.៣៦៦	១២៥.៦៩០.៩៣៣	៣១.៣២៩.០៥៧	២៨.១២២.១១២	១២៥.៦២៩.៥១៩	១១៣.១៨៩.៧៣១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១២. ប្រាក់បញ្ញើតាមច្បាប់

	កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ជាមួយធនាគារកណ្តាល	(ក)	៦៣៨.៥៧១.១៧៦	៥៩៦.៤០២.៦៣៧	២.៥៦០.៦៧០.៤១៦	២.៤០០.៥២០.៦១៤	៦៣៨.៥៧១.១៧៦	៥៩៦.៤០២.៦៣៧	២.៥៦០.៦៧០.៤១៦	២.៤០០.៥២០.៦១៤
ជាមួយធនាគារកណ្តាលផ្សេងៗ	(ខ)	១០.២៧៥.៧៣៥	៧.១៦៤.២៩០	៤១.២០៥.៦៩៧	២៨.៨៣៦.២៦៦	-	-	-	-
ផ្សេងៗ	(គ)	២៨៦.៧៨៣	២៨៥.៧១៤	១.១៥០.០០០	១.១៥០.០០០	-	-	-	-
		<u>៦៤៥.១៣៣.៦៩៤</u>	<u>៦០៩.៨៥២.៦៤១</u>	<u>២.៦០៣.០២៦.១១៣</u>	<u>២.៤៣០.៥០៦.៨៨០</u>	<u>៦៣៨.៥៧១.១៧៦</u>	<u>៥៩៦.៤០២.៦៣៧</u>	<u>២.៥៦០.៦៧០.៤១៦</u>	<u>២.៤០០.៥២០.៦១៤</u>
ទ្រព្យសកម្មរយៈពេលខ្លី		-	-	-	-	-	-	-	-
ទ្រព្យសកម្មរយៈពេលវែង		<u>៦៤៥.១៣៣.៦៩៤</u>	<u>៦០៩.៨៥២.៦៤១</u>	<u>២.៦០៣.០២៦.១១៣</u>	<u>២.៤៣០.៥០៦.៨៨០</u>	<u>៦៣៨.៥៧១.១៧៦</u>	<u>៥៩៦.៤០២.៦៣៧</u>	<u>២.៥៦០.៦៧០.៤១៦</u>	<u>២.៤០០.៥២០.៦១៤</u>
		<u>៦៤៥.១៣៣.៦៩៤</u>	<u>៦០៩.៨៥២.៦៤១</u>	<u>២.៦០៣.០២៦.១១៣</u>	<u>២.៤៣០.៥០៦.៨៨០</u>	<u>៦៣៨.៥៧១.១៧៦</u>	<u>៥៩៦.៤០២.៦៣៧</u>	<u>២.៥៦០.៦៧០.៤១៦</u>	<u>២.៤០០.៥២០.៦១៤</u>

(ក) ជាមួយធនាគារកណ្តាល

(i) ទុនបម្រុងកាតព្វកិច្ច

អនុលោមតាមប្រកាសលេខ ធ៧-០២៣-០០៥ ប្រ.ក របស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ គ្រឹះស្ថានត្រូវរក្សាទុនបម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងកម្ចីដោយអនុលោមតាមកាលបរិច្ឆេទ និងអត្រាការដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណបរទេស ត្រូវមានអត្រាចំនួន ៩%។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណបរទេសត្រូវមានអត្រាចំនួន ១២,៥%
- គ្រឹះស្ថានត្រូវរក្សាទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល) ក្នុងអត្រាចំនួន ៧%

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងលិខិតរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០២៣-២៦២១ ឆ.ត ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តម្រូវការប្រាក់បម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រភេទរូបិយប័ណ្ណបរទេសត្រូវគិតក្នុងអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់មក ធនាគារជាតិ នៃ កម្ពុជា បានចេញលិខិតមួយទៀត លេខ ធ៧-០២៤-១៧១៨ ឆ.ត ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ដើម្បីបន្តរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រភេទរូបិយប័ណ្ណបរទេសក្នុងអត្រា ៧% រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១២. ប្រាក់បញ្ញើតាមច្បាប់ (ត)

(ក) ជាមួយធនាគារកណ្តាល (ត)

(i) ទុនបម្រុងកាតព្វកិច្ច (ត)

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ ទុនបម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណប្រាក់រៀល និងរូបិយប័ណ្ណផ្សេងទៀតមិនមានការប្រាក់ទេចាប់តាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤។

ទុនបម្រុងកាតព្វកិច្ចជាមួយ NBC មានចំនួន ៥៥៥.២៥៣.៦១៦ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៥៥៣.០៨៦.៣៣៥ ដុល្លារអាមេរិក)។

(ii) ការធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីនៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ ប្រាក់តម្កល់ធានាលើដើមទុនជាមួយ NBC មានចំនួន ៤៣.៣១៧.៥៦០ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៤៣.៣១៦.៣០២ ដុល្លារអាមេរិក)។ ប្រាក់តម្កល់ធានាលើដើមទុន គឺទទួលបានការប្រាក់ ក្នុងមូលដ្ឋាន៦ខែ។

(ខ) ជាមួយធនាគារកណ្តាលផ្សេងៗ

ABL បានរក្សាទុកប្រាក់បញ្ញើតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមតម្រូវការរបស់ធនាគារជាតិឡាវ (“BOL”)។ ប្រាក់បញ្ញើតាមច្បាប់ជាមួយធនាគារជាតិផ្សេងៗរួមបញ្ចូលទាំងទុនបម្រុងកាតព្វកិច្ច និងទុនបម្រុងដើមទុនដែលបានចុះបញ្ជី។ សមតុល្យទាំងនេះ មិនទទួលបានការប្រាក់ឡើយ។ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិឡាវ ធនាគារតម្រូវឱ្យរក្សាទុកសាច់ប្រាក់បម្រុងជាក់លាក់ជាមួយធនាគារជាតិឡាវ ក្នុងទម្រង់ជាប្រាក់បញ្ញើតាមកាតព្វកិច្ច ដែលត្រូវបានគណនាក្នុងអត្រា ៨% នៃរូបិយប័ណ្ណគីបឡាវ “LAK” និង ១០% ទៅ១១% សម្រាប់រូបិយប័ណ្ណបរទេស ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយផ្អែកលើមូលដ្ឋានជារៀងរាល់ពីរដងក្នុងមួយខែ នៃប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណ្ឌូប្រតិទានតិចជាង ១២ ខែ។

(គ) ផ្សេងៗ

អនុលោមតាមមាត្រា ២៣ នៃប្រកាសលេខ ០០១/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងគ្រប់គ្រងអាជីវកម្មមូលបត្រ ACS ត្រូវបានតម្រូវឱ្យដាក់ប្រាក់តម្កល់ទុនបម្រុងចំនួន ១.០០០.០០០.០០០ រៀល (សមមូលនឹង ២៤៩.៣៧៧ ដុល្លារអាមេរិក និង ២៤៨.៤៤៧ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងគ្នា) ទៅក្នុងគណនីរបស់គណៈកម្មការមូលបត្រ កម្ពុជា ដែលរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាល្មើញមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ACS បានបន្ថែមប្រាក់តម្កល់ទុនបម្រុងចំនួន ១៥០.០០០.០០០ រៀល (សមមូលនឹង ៣៧.៤០៦ ដុល្លារអាមេរិក និង ៣៧.២៦៧ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងគ្នា) ទៅក្នុងគណនីរបស់គណៈកម្មការមូលបត្រកម្ពុជា ដែលរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជា ដើម្បីបំពេញតាមការតម្រូវ ដូចដែលមានចែងក្នុងប្រកាស លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម។ ប្រាក់បញ្ញើតាមច្បាប់នេះមិនមានការប្រាក់នោះទេ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ACS បានទទួលការអនុម័តជាផ្លូវការពី ន.ម.ក ជាក្រុមហ៊ុនចែកចាយបន្ត ដែលអាចផ្តល់ជូនសេវាជូនអតិថិជនដូចជា បើកគណនីវិនិយោគលើមូលនិធិ និងសម្របសម្រួលការស្នើសុំធ្វើបរិស្ថានកម្ម ឬ ការទិញត្រឡប់មកវិញនូវឯកតាមូលនិធិតាមការស្នើរបស់វិនិយោគិន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ

		ធនាគារ			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
កំណត់សម្គាល់					
ភាគហ៊ុនធុរកិច្ចដែលមិនត្រូវបានចុះបញ្ជីលើធុរកិច្ច					
ភាគហ៊ុនតាមផ្ទៃដើម					
ធនាគារអេស៊ីលីដា ឡាវ លីមីតធីត	(ក)	៤៩.៣៨៩.៥៦៦	៤៩.៣៨៩.៥៦៦	១៩៤.០៥២.១៥៩	១៩៤.៧៩៣.០០៣
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក	(ខ)	២.០១០.០០០	២.០១០.០០០	៨.០៦០.១០០	៨.០៩០.២៥០
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	(គ)	១៩.៨០៥.០០០	១៩.៨០៥.០០០	៧៩.៤១៤.០៥០	៧៩.៧១៥.១២៥
ស្ថាប័នក្រុមហ៊ុនអន្តរជាតិ អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១៩.៩១៣.១៥០	១៩.៩១៣.១៥០	៧៩.៨៥១.៧៣២	៨០.១៥០.៤២៩
		៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៦៥.៣៨២.០៤១	៣៦៦.៧៤៨.៨០៧

លម្អិតពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានដូចខាងក្រោម៖

	កំណត់សម្គាល់	ជាម្ចាស់ភាគហ៊ុន និងមានសិទ្ធិបោះឆ្នោត	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
ឈ្មោះក្រុមហ៊ុនបុត្រសម្ព័ន្ធ			
ធនាគារអេស៊ីលីដា ឡាវ លីមីតធីត	(ក)	៩៩,៩០%	៩៩,៩០%
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក	(ខ)	១០០%	១០០%
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	(គ)	៧៦,៦០៩%	៧៦,៦០៩%
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១០០%	១០០%

(ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត

ABL ត្រូវបានបង្កើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ដោយបានទទួលអាជ្ញាបណ្ណជាលើកដំបូងពីធនាគារជាតិឡាវ។ សកម្មភាពអាជីវកម្មចម្បងរបស់ ABL គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ធនាគារ កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០%។ ធនាគារ ធ្វើការវិនិយោគដំបូងនៅឆ្នាំ២០០៨ នៅ ABL នូវទឹកប្រាក់ចំនួន ៥.៤៧៧.៣៩៩ ដុល្លារអាមេរិក។ នៅឆ្នាំ២០០៩ ធនាគារធ្វើការលក់ភាគហ៊ុនទៅក្រុមហ៊ុន International Finance Corporation (“IFC”) នូវទឹកប្រាក់ចំនួន ៨៧៦.៣៨៤ ដុល្លារអាមេរិក ដែលធ្វើឱ្យចុះ ការវិនិយោគនៅ ABL នៅត្រឹមចំនួន ៤.៦០១.០១៥ ដុល្លារអាមេរិក។ នៅឆ្នាំ២០១០ ធនាគារធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៥.៩៦៦.៩៦៩ ដុល្លារអាមេរិក ដោយនាំឱ្យកើនឡើងការវិនិយោគដល់ ១០.៥៦៧.៩៨៤ ដុល្លារអាមេរិក។

នៅឆ្នាំ២០១៤ ធនាគារធ្វើការទិញភាគហ៊ុនពី FMO, Stichting Triodos Doen, Triodos Fair Share Fund និង IFC ចំនួន ២៨.៨៧៥.០៩៨ ដុល្លារអាមេរិក និងធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៩.៩៤៦.៤៨៤ ដុល្លារអាមេរិក ដោយធ្វើឱ្យកើនឡើងការវិនិយោគនៅ ABL ដល់ ៤៩.៣៨៩.៥៦៦ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ ការវិនិយោគនៅក្នុង ABL គឺនៅដដែល។

(ខ) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១០ ACS ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០២៧១៣។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ ន.ម.ក (ពីមុនទទួលស្គាល់ជា គ.ម.ក) បានផ្តល់អាជ្ញាបណ្ណដល់ ACS ជាឈ្មួញជើងសាមូលបត្រ ។ ដើមទុនចុះបញ្ជីរបស់ ACS មានចំនួន ២.០១០.០០០ ដុល្លារអាមេរិក (សមមូលនឹង ៨.២៤០.០០០.០០០ រៀល) ដោយបែងចែកជា ២.០៦០.០០០ ភាគហ៊ុន និងមានតម្លៃចារឹក ៤.០០០ រៀល ក្នុងមួយភាគហ៊ុន។ សកម្មភាពអាជីវកម្មចម្បងរបស់ ACS គឺការផ្តល់សេវាជាឈ្មួញជើងសាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយ ន.ម.ក។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(គ) សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក

AUB (អតីត ក្រុមហ៊ុនអេស៊ីលីដា ត្រេននិង សេនធីរ និងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក្រោមអាជ្ញាបណ្ណចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មលេខ ០០០០៣៨៣០។ ដើមទុនចុះបញ្ជីរបស់ AUB មានចំនួន ១៧.៨០៥.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ១៧.៨០៥.០០០ ភាគហ៊ុន និង មានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ក្នុងឆ្នាំ២០១៨ AUB បានបង្កើនដើមទុនចុះបញ្ជី ចំនួន ២.០០០.០០០ ដុល្លារអាមេរិក ដល់ ១៩.៨០៥.០០០ដុល្លារអាមេរិក។ លក្ខន្តិកៈថ្មីត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

AUB ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្រោមអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ពីរាជរដ្ឋាភិបាលកម្ពុជា។ AUB ផ្តល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មមុខជំនាញហិរញ្ញវត្ថុនិងធនាគារ។ AUB អាចបើកសាខា មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី ឯកទេសកម្រិតថ្មី ឬថ្នាក់ថ្មី ប្រភេទបណ្តុះបណ្តាលថ្មី សុំប្តូរឈ្មោះថ្មី និង ទីតាំងថ្មី ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និង កីឡា (“MoEYS”)។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារជាតិ នៃ កម្ពុជា បានអនុម័តលើសំណើរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការដំឡើងដើមទុនរបស់ AUB ដែលវិនិយោគដោយ AFT (អេស៊ីលីដា ហ្វាយណាន់ស៊ីហ្វ ត្រាស់) នូវទឹកប្រាក់ចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ស្មើនឹងអត្រា ២៣,៣៩១% នៃភាគហ៊ុនសរុបដែលបានចុះបញ្ជីស្មើនឹង ៦.០៤៧.០៤៦ ភាគហ៊ុនក្នុងតម្លៃ១.៦៥៣៧ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន តាមរយៈកិច្ចព្រមព្រៀងវិនិយោគភាគហ៊ុន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រវាងធនាគារ AUB និង AFT ។ ដូច្នេះ ភាគហ៊ុនរបស់ AUB កើនឡើងដល់ ២៥.៨៥២.០៤៦ ដុល្លារអាមេរិក ដែលធ្វើឱ្យភាពជាម្ចាស់កម្មសិទ្ធិរបស់ធនាគារនៅសល់ត្រឹម ៧៦,៦០៩% ស្មើនឹង ១៩.៨០៥.០០០ ដុល្លារអាមេរិក។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ AUB បានដាក់លិខិតស្នើសុំអនុម័តលើការធ្វើវិសោធនកម្មលើលក្ខន្តិកៈរបស់ខ្លួននៅក្រសួងពាណិជ្ជកម្មទាក់ទងនឹងការបង្កើនដើមទុន និងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ AUB ទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ AUB ត្រូវបានទទួលស្គាល់ការប្រែក្លាយពីវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ឯ.ក ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ឯ.ក ក្រោម អនុក្រឹត្យលេខលេខ ២៧ អនក្រ.បក ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា (“MoEYS”) បានអនុម័តទទួលស្គាល់ការប្រែក្លាយនេះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

AMM បានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមច្បាប់ស្តីពីវិនិយោគបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីបំពេញសេវាផ្សេងៗ តាមលិខិតចុះបញ្ជីលេខ ១៤៣៧១៥០៩៤ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ឆ្នាំហិរញ្ញវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ AMM គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា រហូតដល់ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែមីនាចាប់ពីឆ្នាំ២០២២ តទៅ ដោយអនុលោមតាមលិខិតលេខ NgaKaSa/AhMaKha (១០៥/២០២១) បានចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរឆ្នាំសារពើពន្ធរបស់ប្រទេសមីយ៉ាន់ម៉ា។

AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងធ្វើសកម្មភាពផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុ នៅក្នុងតំបន់ចំនួន ៤៥ ក្នុងទីក្រុង Yangon នៅក្នុងតំបន់ចំនួន ២៨ ក្នុងទីក្រុង Bago ចំនួន ៣ ក្នុងទីក្រុង Mon State និងចំនួន ២៥ ក្រុងក្នុងតំបន់ Magway។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

ធនាគារ បានធ្វើការវិនិយោគដំបូងនៅ AMM ចំនួន ៩.៤១១.៧៦៥ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០១៤ ធនាគារ បានលក់ភាគហ៊ុនកាន់កាប់ទៅ IFC COFIBRED S.A and Kredittanstalt Fur Wiederaufbau (“KfW”) នូវចំនួន ៣.៦៥៩.៣៧១ ដុល្លារអាមេរិក ដែលធ្វើឱ្យចុះការវិនិយោគនៅ AMM សល់ត្រឹម ៥.៧៥២.៣៩៤ដុល្លារអាមេរិក។

ដោយមានការសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់ AMM នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ធនាគារ បានទិញភាគហ៊ុនធម្មតាចំនួន ៣.៦០០.០០០ (៤៥% នៃភាគហ៊ុនទាំងអស់) ពី KfW COFIBRED S.A និង IFC ក្នុងតម្លៃ ៦.១៩៣.៣២១ ដុល្លារអាមេរិក។ ការផ្ទេរភាគហ៊ុន ការតែងតាំងតំណាងភាគទុនិក និងការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានអនុម័តដោយលេខាធិការនៃគណៈកម្មការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ បានបញ្ចូលដើមទុន ចំនួន ៣.៩៦៩.៩២៣ ដុល្លារអាមេរិក (ស្មើនឹង ៦.០៩៩.៣៩០.០០០ មីយ៉ាន់ម៉ាក្យាត (“MMK”)) និង បានបញ្ចូលដើមទុនបន្ថែម ចំនួន ៣.៩៩៥.៣៦៧ ដុល្លារអាមេរិក (ស្មើនឹង ៦.០៣៩.៣៩៦.០០០ មីយ៉ាន់ម៉ាក្យាត (“MMK”)) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៩៩,៩៩% ជាកម្មសិទ្ធិរបស់ធនាគារ និងនៅសល់ប៉ុន្មានទៀតជាកម្មសិទ្ធិរបស់ AUB ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ធនាគារ បានបង់នូវទឹកប្រាក់ចំនួន ២.១៤៥ ដុល្លារអាមេរិក ឱ្យទៅ AUB ដើម្បីកាន់កាប់ភាគហ៊ុន ១០០% របស់AMM ដែលមានទឹកប្រាក់ចំនួន ២០.១៤០.០០០.០០០ ក្យាតមីយ៉ាន់ម៉ា (ឆ្នាំ២០១៩៖ ៩៩,៩៩% នៃ៨.០០០.០០០.០០០ ក្យាតមីយ៉ាន់ម៉ា)។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ AMM បានដាក់លិខិតស្នើសុំអាជ្ញាធរ ដើម្បីអនុម័តលក្ខន្តិកៈ ក្រុមហ៊ុន (“MAA”) លើការធ្វើវិសោធនកម្មលើអនុស្សរណៈរបស់ខ្លួន។ គណៈកម្មការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ បានអនុម័តលើសំណើសុំរបស់ AMM ជាមួយនឹងលិខិតលេខ KaKa-១/៦ (៤៦៧/២០២១) ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៤. ទ្រព្យសកម្មសម្រាប់ទុកលក់

ទ្រព្យសកម្ម សម្រាប់ទុកលក់មានអចលនវត្ថុដូចជា ដី និងអគារ ដែលទទួលបានតាមរយៈការរឹបអូសរូបញ្ចាំពីការខកខានសង្គណទាន និងបុរេប្រទានពីអតិថិជន។ ទ្រព្យសម្បត្តិទាំងនេះត្រូវបានសម្ព័ន្ធជនាគារ និងធនាគារយកមកវិញជាផ្នែកនៃការទូទាត់បំណុល។

បម្រែបម្រួលទ្រព្យសកម្មសម្រាប់ទុកលក់ក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្ព័ន្ធជនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	-	-	-	-	-	-	-	-
ការទិញបន្ថែម (*)	១៣.៣៧២.៥៨៣	-	៥៣.៦៣៧.៤៣០	-	១៣.៣៧២.៥៨៣	-	៥៣.៦៣៧.៤៣០	-
លម្អៀងពីអត្ថប្រយោជន៍	-	-	(១៣.៣៧២)	-	-	-	(១៣.៣៧២)	-
នាចុងការិយបរិច្ឆេទ	១៣.៣៧២.៥៨៣	-	៥៣.៦២៤.០៥៨	-	១៣.៣៧២.៥៨៣	-	៥៣.៦២៤.០៥៨	-

(*) ក្នុងការិយបរិច្ឆេទ សម្ព័ន្ធជនាគារ និងធនាគារបានរឹបអូសទ្រព្យសម្បត្តិមួយចំនួនដែលដាក់ជារូបញ្ចាំដោយអ្នកខ្ចីដើម្បីទូទាត់សមតុល្យប្រាក់កម្ចីដែលនៅសល់។

ដំណើរការងាយតម្លៃ (បច្ចេកទេស/ធាតុចូល) ប្រើដើម្បីកំណត់តម្លៃទីផ្សារ

តម្លៃទីផ្សារកម្រិតទី៣ នៃអចលនទ្រព្យ ដែលបានរឹបអូសត្រូវបានទាញយក ដោយប្រើវិធីសាស្ត្រប្រៀបធៀប និងវិធីសាស្ត្រថ្លៃដើម។

	សម្ព័ន្ធជនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
តម្លៃទីផ្សារ	១៣.៣៧២.៥៨៣	-	៥៣.៦២៤.០៥៨	-	១៣.៣៧២.៥៨៣	-	៥៣.៦២៤.០៥៨	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៤. ទ្រព្យសកម្មសម្រាប់ទុកលក់ (ត)

អចលនទ្រព្យដែលបានរឹបអូសត្រូវបានវាយតម្លៃដោយក្រុមហ៊ុនវាយតម្លៃ ដែលទទួលស្គាល់ដោយនិយ័តករអាជីវកម្មអចលនទ្រព្យ និងហាងបញ្ចាំកម្ពុជា ហើយអ្នកគ្រប់គ្រងជឿជាក់ថាមិនមានការផ្លាស់ប្តូរជាសារន្ត លើការវាយតម្លៃចាប់ពីកាលបរិច្ឆេទរបាយការណ៍ឡើយ។

១៥. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ

	សម្ព័ន្ធធនាគារ								
	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១៤.៥៤២.២៨០	១.៧៧៧.៣៣៨	៩៩.១៣២.៤២០	១២.៨៦១.១៨៣	១០៣.៣៨៥.១៩១	១០៧.៦៤០.៦៤៤	២៧.៧៤៣.១៩២	៣.៨៧២.៨៤០	៣៧០.៩៥៥.០៨៨
ការទិញបន្ថែម	-	-	៤៥៧	៩០៩.៨៧៧	៤.៩៦២.៧៩៤	៤.៥៤២.០៧៩	១.២០៦.០១២	៨៥៦.៨៦២	១២.៤៧៤.០៨១
ការលក់ចេញ/ការរួមចំណែកបញ្ជី	-	-	-	(២១៤.៤១៥)	(៤៥៥.៧៣៥)	(១៩០.៦២៦)	(៤២៦.៣៤៩)	-	(១.២៨៧.១២៥)
ការផ្ទេរ	-	-	-	១០១.៨៤០	៩១២.៩៣៣	២.៤៨៩.៣៤៥	៤៧.៩៩៦	(៣.៥៥២.១១៤)	-
ការកាត់បន្ថយតម្លៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	-	-	-	៣០៦.៨៣២	៦១៩.២៩២	៣.៩២៨.១៣៧	៤២៤.៦៦២	៤៦៧	៥.២៧៩.៣៩០
លម្អៀងពីការប្តូរប័ណ្ណ	-	-	-	(៦២)	(២១០)	(១.៣៤៧)	(១២៨)	(១១)	(១.៧៥៤)
និយ័តកម្ម	-	-	-	-	៣.៨០១	៨៥៨	-	(១០៣.៦២៩)	(៩៨.៩៧០)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	១៤.៥៤២.២៨០	១.៧៧៧.៣៣៨	៩៩.១៣២.៨៧៧	១៣.៩៦៥.២៥៥	១០៩.៤២៤.០០៦	១១៨.៤០៩.០៩០	២៨.៩៩៥.៣៨៥	១.០៧៤.៤១៥	៣៨៧.៣២៤.៧០៦
ដកៈ រំលស់បង្ករ									
គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥	-	១.០៣២.៣៩៨	៤០.៥៧៩.៧១០	៨.២២៩.៣៣៩	៧៥.៤៧០.៩០២	៧៧.៣២៩.៦៦៤	១៦.៧៨៥.៤៦២	-	២១៩.៤២៧.៤៧៥
រំលស់ក្នុងការិយបរិច្ឆេទ	-	៣៤.៣២៥	២.២៩១.៣៩០	៩៥៤.៧៥១	៥.៥១៦.២៧៧	៤.២៤២.៤៤៣	១.១៥៥.៤២១	-	១៤.១៩៤.៦០៧
ការលក់ចេញ/ការរួមចំណែកបញ្ជី	-	-	-	(១៩២.៤៧៣)	(៤៣៩.៣២៧)	(១៨៩.៩៧៤)	(៤២៦.៣៤៩)	-	(១.២៨៤.១២៣)
ការកាត់បន្ថយតម្លៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	-	-	-	២៨៩.៣០៦	៦៥១.១៧៣	៣.៩០៤.០១៥	៤២៦.២២០	-	៥.២៧០.៧១៤
លម្អៀងពីការប្តូរប័ណ្ណ	-	(៥)	(១.៩៥០)	(៩៣៣)	(៥.២៧៩)	(៤.៦៥៤)	(១.១៤៦)	-	(១៣.៩៦៧)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	-	១.០៦៦.៧១៨	៤២.៨៦៩.១៥០	៩.២៧៩.៩៩០	៨១.១៩៣.៧២៦	៨៥.២៨១.៤៩៤	១៧.៩៣៩.៦០៨	-	២៣៧.៦៣០.៧០៦
តម្លៃយោង	១៤.៥៤២.២៨០	៧១០.៦២០	៥៦.២៦៣.៧២៧	៤.៦៨៥.២៦៥	២៨.២៣០.២៨០	៣៣.១២៧.៥៩៦	១១.០៥៥.៧៧៧	១.០៧៤.៤១៥	១៤៩.៦៩៤.០០០
សមូលនិធិពន្ធរំលស់ (កំណត់សម្គាល់ ៥)	៥៨.៣១៤.៥៤៣	២.៨៤៩.៥៨៦	២២៥.៦១៧.៥៤៥	១៨.៧៨៧.៩១៣	១១៣.២១៩.៦២៣	១៣២.៨៤១.៦៦០	៤៤.៣៣៣.៦៦៦	៤.៣០៨.៤០៤	៦០០.២៧២.៩៤០

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទ្រព្យសម្បត្តិ និងបរិក្ខាររបស់សម្ព័ន្ធធនាគារដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រតិបត្តិសាស្ត្រសរុបមានចំនួន ៩៩.០៩៥.៦០៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១០៩.៦៦៩.៨៦៩ដុល្លារ អាមេរិក) នៅតែកំពុងប្រើប្រាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៥. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ							ទ្រព្យសកម្មកំពុងសាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អដីធ្លី ដុល្លារអាមេរិក	អគារ និងការកែលម្អ ដុល្លារអាមេរិក	ការកែលម្អលើទ្រព្យចូល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខាររាំព្យាបាល ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក		
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៩.១៣២.៨៧៥	១១.៤០០.៤៩១	៩៦.៩៩២.៧២១	៩៨.៧៨៣.៤៥៤	២៤.៦៨៧.២០៥	២.២១៩.៣៦៣	៣៤៩.៥១៧.៧៧០
ការទិញបន្ថែម	-	១៧.៩៥៧	-	៦៩៥.១៣៦	១.១០៦.០២៦	៦.៥០១.៣៣៤	១.៧៧៩.១៨០	១.១៩៥.៤០២	១១.២៩៥.៤៣៥
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(៥៤.៣១៦)	(៨១៨.០២២)	(២.០៤៤.៨៦១)	(៣០៩.៨៣៤)	-	(៣.២២៧.០៣៣)
ការផ្ទេរ	-	-	-	៤៣៣.៥៨៣	៦៤.៧២៩	១.៤៤៩.២១៨	៧០.៣៣៤	(២.០១៧.៨៦៤)	-
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	-	-	-	(២៥.៦៣៤)	(៧៥.៥៨២)	(៤១៣.៧៥២)	(៦១.៥០២)	(៧៦.៧៦៩)	(៦៥៦.២៤៣)
និយ័តកម្ម	-	-	-	-	៤.៤០៩	១.៤១៣	(៦.៥៩៤)	(៤១.១៥០)	(៤១.៩២៦)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	១៤.៥៤២.២៨០	១.៧៧៧.៣៣៨	៩៩.១៣២.៨៧៥	១២.៤៤៦.២៥៦	៩៧.២៧៤.២៨១	១០៤.២៧៦.៨០៦	២២.១៥៨.៧៨៥	១.២៧៩.៣៨២	៣៥៦.៨៤៨.០០៣
ដកៈ រំលស់បង្គរ									
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	-	៩៦២.៣១៣	៣៥.៩៤៣.៥៧៩	៦.៥១៤.៧៦៨	៦៨.១២៦.៥៧៩	៧៤.៤៥៥.៥៣៦	១៥.៧៦៨.១៣០	-	២០១.៧៧០.៩០៥
រំលស់ក្នុងការវិយាបាល	-	៣៥.១១៣	២.៣០៩.១៤០	៩០៩.០៤៣	៤.៨៤៩.១៤៥	៣.៣៨៣.៦១០	៩៦៩.៨៧១	-	១២.៤៥៥.៩២២
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(៥២.១៥៥)	(៨១០.៤០២)	(២.០៤៣.៣១៦)	(៣០៩.៨៣៤)	-	(៣.២១៥.៧០៧)
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	-	(៥)	(១៨៣១)	(២៤.៦៤៩)	(៦៤.៧៩៩)	(៣១៧.៥៥៦)	(៤២.០១៧)	-	(៤៥០.៨៥៧)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	-	៩៩៧.៤២១	៣៤.២៥០.៨៨៨	៧.៣៤៧.០០៧	៧២.១០០.៥២៣	៧៥.៤៧៨.២៧៤	១៦.៣៨៦.១៥០	-	២១០.៥៦០.២២៣
តម្លៃយោង	១៤.៥៤២.២៨០	២.៧៧៤.៧៥៩	១៣៣.៣៨៣.៧៦៣	១៩.៨៩៣.២៦៣	១៦៩.៣៧៤.៨០៤	១៧៩.៧៥៥.០៨០	៣៨.៥៤៤.៩៣៥	១.២៧៩.៣៨២	៥៦៧.៤០៨.២២៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥៩.៧៦៨.៧៧១	៣.២០៥.៤៥៩	២៥០.២២៤.៩៦៧	២០.៩៥៧.៩១៣	១០៣.៤៦៤.១៤៥	១១៨.៣៦១.៩៦៧	៤០.១៦៥.៥៣០	៥.២៥៨.២៥៩	៦០១.៤០៧.០១១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៥. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	ធនាគារ								
	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម									
កិត្យត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៥.៩៥៦	១២.៣៥២.៦៣២	១០១.១១៦.៩៦០	៩៧.២៤៦.២៧៩	២៦.៤០១.២៩៩	៣.៨៣៤.០២០	៣២០.៧៩៨.២១៦
ការទិញបន្ថែម	-	-	-	៨៨១.១៣១	៤.៧៥១.៥១៣	៤.៤៣៤.៥៩០	១.១៨៩.២០៧	៨២៥.៤១៤	១២.០៨២.២៥៥
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(១៩៩.៨០៧)	(៤១១.២៣៥)	(១៨៣.០៨០)	(៤១២.៩៨៨)	-	(១.២០៧.១១០)
ការផ្ទេរ	-	-	-	១០១.៨៤០	៨៩២.៦០៩	២.៤៥៤.១០២	៤៤.៨០៦	(៣.៤៩៧.៣៥៧)	-
និយ័តកម្ម	-	-	-	-	៣.៨០១	៨៥៨	-	(១០៣.៦២៩)	(៩៨.៩៧០)
កិត្យត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៥.៩៥៦	១៣.១៣៥.៧៩៦	១០៦.៣៥៣.៦៤៨	១០៣.៩៩៦.៧៤៩	២៧.២២២.៣២៤	១.០៥៨.៨៤៨	៣៣១.៥៧៤.៣៩១
ដកៈ រំលស់បង្គរ									
កិត្យត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	-	១៨៤.៣០៤	៣៦.០៤៩.១១៧	៧.៨១១.២៩៨	៧៣.៥៦១.២៧៥	៧១.៨៤៤.៧៤៨	១៥.៩៩៦.៨៦៥	-	២០៥.៤៤៧.៦០៧
រំលស់ក្នុងការិយាល័យច្រើន	-	៤.៥៧០	១.៩២៨.៣២០	៩៤៤.៧០២	៥.៤៦២.៣០៩	៣.៦៧៧.៥១៨	១.០៩៤.៨១៨	-	១៣.១១២.២៣៧
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(១៧៧.៨៦៦)	(៤០៥.៣៥៦)	(១៨២.៤៤០)	(៤១២.៩៨៨)	-	(១.១៧៨.៦៥០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥)	(១.៩៥០)	(៨៧៥)	(៥.១៥៥)	(៣.៦៤៥)	(១.០២៩)	-	(១២.៦៥៩)
កិត្យត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	-	១៨៨.៨៦៩	៣៤.០៩០.៤៨៧	៨.៥៧៧.២៥៩	៧៨.៦១៣.០៧៣	៧៥.៣៣៦.១៨១	១៦.៦៧៧.៦៦៦	-	២១៧.៣៦៨.៥៣៥
តម្លៃយោង	២.៣២៨.៣៤៤	៤៧៣.៥៩៥	១១១.២៨៦.៤៤៣	២១.៧១៣.០៥៥	១៨៤.៩៦៦.៧២១	១៨០.៣៣២.៩៣០	៤៣.៨៩៩.៩៩០	១.០៥៨.៨៤៨	៥១៨.៩៤២.៨២៦
សម្បូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩.៣៣៦.៦៥៩	៣៧៦.៣៦៧	១៥៧.២៧៤.០៤១	១៨.២៧៩.៧៣៣	១១១.២៣៩.៧០៦	១១៤.៩២៨.៨៧៤	៤២.២៨៤.០៧៩	៤.២៤៥.៩៤០	៤៥៧.៩៦៥.៤៨៣

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទ្រព្យសម្បត្តិ និងបរិក្ខារ របស់ធនាគារដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រវត្តិសាស្ត្រសរុបមានចំនួន ៩២.៦៧៩.៨២៨ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១០៣.២២៨.៩៥៦ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៥. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	ធនាគារ								
	ដីធ្លី ដុល្លាអាមេរិក	ការកែលម្អ ដីធ្លី ដុល្លាអាមេរិក	អគារ និង ការកែលម្អ ដុល្លាអាមេរិក	ការកែលម្អ លើទ្រព្យជួល ដុល្លាអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លាអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លាអាមេរិក	យានយន្ត ដុល្លាអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លាអាមេរិក	សរុប ដុល្លាអាមេរិក
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៦.៤១១	១០.៩៣២.១៧៩	៩៤.៩១៥.៨៦៤	៩៣.០២៥.៨៤៤	២៣.៧៤១.៤៣៣	១.៣១៦.០៤១	៣០៣.៧៣៨.៨៤២
ការទិញបន្ថែម	-	-	-	៦៦២.៧៩៨	១.០៤៥.៦៧០	៥.១៧៩.០៨៦	១.៦០៣.៥២១	៧៨១.៥១៥	៩.២៧២.៥៩០
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(៤៣៦.៣៧)	(៧៩២.៤៧៦)	(២.០៣៦.៧៧០)	(៣០៩.៨៣៤)	-	(៣.១៨២.៧១៧)
ការផ្ទេរ	-	-	-	៤៣៣.៥៨៣	៦៤.៧២៩	៦២២.៦៦៥	៧០.៣៣៤	(១.១៩១.៣១១)	-
និយ័តកម្ម	-	-	-	-	៤.៤០៩	១.៤១៣	(៦.៥៩៨)	(៤១.១៩០)	(៤១.៩២៦)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៦.៤១១	១១.៩៨៤.៩២៣	៩៥.២៣៨.១៩៦	៩៦.៧៩២.២៣៨	២៥.០៩៨.៨៥៦	៨៦៥.០៩៥	៣០៩.៧៨៦.៧៨៩
ដក៖ រំលស់បង្គរ									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	១៧៥.០៧២	៣២.១៤៨.៨៣៨	៦.១០៤.០២៦	៦៦.៣៦១.៦៥១	៧០.១៥៣.៣២៤	១៥.០៨៦.៧៧១	-	១៩០.០២៩.៦៨២
រំលស់ក្នុងការិយាល័យធ្វើទ	-	៤.៥៩៥	១.៩៤២.៣៥២	៨៩៩.៩០៣	៤.៨០២.៤៤៤	២.៩៨៦.៩០០	៩២៧.០២៥	-	១១.៥៦៣.២១៩
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	-	(៤១.៤៧៦)	(៧៨៦.៧១៨)	(២.០៣៥.៣៦៥)	(៣០៩.៨៣៤)	-	(៣.១៧៣.៣៩៣)
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	-	(៥)	(១.៨៣១)	(៥៩៨)	(៣.៤៤២)	(២.៦៥១)	(៦៦២)	-	(៩.១៨៩)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	-	១៧៩.៦៦២	៣៤.០៨៩.៣៥៩	៦.៩៦១.៨៥៥	៧០.៣៧៣.៩៣៥	៧១.១០២.២០៨	១៥.៧០៣.៣០០	-	១៩៨.៤១០.៣១៩
តម្លៃយោង	២.៣២៨.៣៤៤	១០៣.០៦៤	៤៣.១០៧.០៥២	៥.០២៣.០៦៨	២៤.៨៦៤.២៦១	២៥.៦៩០.០៣០	៩.៣៩៥.៥៥៦	៨៦៥.០៩៥	១១១.៣៧៦.៤៧០
សមូលនិធិពាន់រៀល (កំណត់សម្គាល់ ៥)	៩.៥៦៩.៤៩៤	៤២៣.៥៩៣	១៧៧.១៦៩.៩៨៤	២០.៦៤៤.៨០៩	១០២.១៩២.១១៣	១០៥.៥៨៦.០២៣	៣៨.៦១៥.៧៣៥	៣.៥៥៥.៥៤១	៤៥៧.៧៥៧.២៩២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៥. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

បម្រែបម្រួលសាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិ និងបរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការទិញបន្ថែម	១២.៤៧៤.០៨១	១១.២៩៥.៤៣៥	៥០.០៤៩.៥៨៣	៤៦.០៤០.១៩៣	១២.០៨២.២៥៥	៩.២៧២.៥៩០	៤៨.៤៦១.៩២៥	៣៧.៧៩៥.០៧៧
ការយថុះ/(កើនឡើង) គណនីត្រូវសងសម្រាប់ចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ	៤៩.៤១១	(១.៤៩៥.៤៧១)	១៩៨.១៨៧	(៦.០៩៥.៥៤០)	៣៤.២៣៩	(៩៥.៦០១)	១៣៧.៣៣២	(៣៨៩.៦៧០)
សាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	<u>១២.៥២៣.៤៩២</u>	<u>៩.៧៩៩.៩៦៤</u>	<u>៥០.២៤៧.៧៧០</u>	<u>៣៩.៩៤៤.៦៥៣</u>	<u>១២.១១៦.៤៩៤</u>	<u>៩.១៧៦.៩៨៩</u>	<u>៤៨.៦៩៩.២៥៧</u>	<u>៣៧.៤០៥.៤០៧</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៦. ទ្រព្យសកម្មអរូបី-សុទ្ធ

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៥០.៨៣០.២៥២	២.០៨៤.៤៨៩	៥២.៩១៤.៧៤១	៤៦.៩៣៧.៨២០	២.០៨៤.៤៨៩	៤៩.០២២.៣០៩
ការទិញបន្ថែម	១.៥០៦.៤១៤	២១៣.៥០៦	១.៧១៩.៩២០	១.៥០៥.៧០១	២១៣.៥០៦	១.៧១៩.២០៧
ការលក់ចេញ/ការរួមចំណែកពីបញ្ជី	(២២.៧២៤)	-	(២២.៧២៤)	(២២.៧២៤)	-	(២២.៧២៤)
ការផ្ទេរ	២៨៣.៨០០	(២៨៣.៨០០)	-	២៨៣.៨០០	(២៨៣.៨០០)	-
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	១.៨៨៧.១៩៨	-	១.៨៨៧.១៩៨	-	-	-
លម្អៀងពីការស្តុកប្រាក់បញ្ញើ	(៥៤០)	-	(៥៤០)	-	-	-
និយ័តកម្ម	-	(៥៣៦.១០២)	(៥៣៦.១០២)	-	(៥៣៦.១០២)	(៥៣៦.១០២)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៥៤.៤៨៤.៣៩៦	១.៤៧៧.០៩៣	៥៥.៩៦១.៤៨៩	៤៨.៧០៤.៥៩៣	១.៤៧៧.០៩៣	៥០.១៨១.៦៨៦
ដកៈ រំលស់បង្ករ						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៣៦.១៧៧.៩២៣	-	៣៦.១៧៧.៩២៣	៣៣.៨៧៦.៩១៧	-	៣៣.៨៧៦.៩១៧
រំលស់ក្នុងការិយាល័យឆ្លើយតប	៣.០១៥.១៦២	-	៣.០១៥.១៦២	២.៨២២.៥៨៥	-	២.៨២២.៥៨៥
ការលក់ចេញ/ការរួមចំណែកពីបញ្ជី	(២២.១៤៧)	-	(២២.១៤៧)	(២២.១៤៧)	-	(២២.១៤៧)
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	១.៨៩០.៩១១	-	១.៨៩០.៩១១	-	-	-
លម្អៀងពីការស្តុកប្រាក់បញ្ញើ	(២.៨៥៤)	-	(២.៨៥៤)	(២.៨៥៤)	-	(២.៨៥៤)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៤១.០៥៨.៩៩១	-	៤១.០៥៨.៩៩១	៣៣.៦៧៤.៤៩៧	-	៣៣.៦៧៤.៤៩៧
តម្លៃយោង	១៣.៤២៥.៤០៥	១.៤៧៧.០៩៣	១៤.៩០២.៤៩៨	១៥.០៣០.០៩៦	១.៤៧៧.០៩៣	១៦.៥០៧.១៨៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥៣.៨៣៥.៨៧៤	៥.៩២៧.១៥៣	៥៩.៧៦៣.០២៧	៤៨.២៤០.៦៨៥	៥.៩២៧.១៥៣	៥៤.១៦៧.៨៣៨

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទ្រព្យសកម្មអរូបីរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានថ្លៃដើមប្រវត្តិសាស្ត្រចំនួន ២៦.៩៧៣.៨៦៥ ដុល្លារអាមេរិក និង ២៥.៤៩៩.១២៦ ដុល្លារអាមេរិករៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ២៥.២៧២.៤៣១ ដុល្លារអាមេរិក និង ២៣.៨០៦.០៣៨ ដុល្លារអាមេរិក) ដែលបានរំលស់ទាំងស្រុងនៅតែកំពុងបន្តប្រើប្រាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៦. ទ្រព្យសកម្មអរូបី-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤០.៤៩៨.៥៨៥	២.៧៣០.៧១៨	៤៣.២២៩.៣០៣	៣៤.១៥៣.៧៥០	២.២៨៨.០១៧	៤០.៤៤១.៧៦៧
ការទិញបន្ថែម	៤៥៤.០៧៤	៨៣២.៧៥០	១.២៨៦.៨២៤	២៧៥.៣៥០	៦៦៨.៦៥៥	៩៤៤.០០៥
ការលក់ចេញ/ការរួមចំណែកពីបញ្ជី	(១.២៣៦)	-	(១.២៣៦)	(១.២៣៦)	-	(១.២៣៦)
ការផ្ទេរចេញ	២៣៨.៦៤០	(២៣៨.៦៤០)	-	២៣៨.៦៤០	(២៣៨.៦៤០)	-
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	(១៩៤.៦៧១)	(៣៧.៦២៣)	(២៣២.២៩៤)	-	-	-
និយ័តកម្ម	-	(៨៣.៨៣០)	(៨៣.៨៣០)	-	(៨៣.៨៣០)	(៨៣.៨៣០)
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	៤០.៩៩៥.៣៩២	៣.២០៣.៣៧៥	៤៤.១៩៨.៧៦៧	៣៤.៦៦៦.៥០៤	២.៦៣៤.២០២	៤១.៣០០.៧០៦
ដក៖ រំលស់បង្កើន						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៣២.៤៥៨.២៨៥	-	៣២.៤៥៨.២៨៥	៣០.៦១២.៣១២	-	៣០.៦១២.៣១២
រំលស់ក្នុងការវិបល្លាស	១.៣៧១.២២៧	-	១.៣៧១.២២៧	១.២៨១.៦៦៧	-	១.២៨១.៦៦៧
ការលក់ចេញ/ការរួមចំណែកពីបញ្ជី	(១.២៣៦)	-	(១.២៣៦)	(១.២៣៦)	-	(១.២៣៦)
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	(១៥៦.៩០២)	-	(១៥៦.៩០២)	(១.២២០)	-	(១.២២០)
និយ័តកម្ម	-	-	-	-	-	-
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	៣៣.៦៧១.៣៧៤	-	៣៣.៦៧១.៣៧៤	៣១.៤៩១.៥២៣	-	៣១.៤៩១.៥២៣
តម្លៃយោង	៧.៣២៤.០១៨	៣.២០៣.៣៧៥	១០.៥២៧.៣៩៣	៦.១៧៤.៩៨១	២.៦៣៤.២០២	៩.៨០៩.១៨៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣០.១០១.៧១៤	១៣.១៦៥.៨៧១	៤៣.២៦៧.៥៨៥	២៧.៤៤៥.១៧២	១០.៨២៦.៥៧០	៣៨.២៧១.៧៤២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៦. ទ្រព្យសកម្មអរូបី-សុទ្ធ (ត)

បម្រែបម្រួលសាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសកម្មអរូបី

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការទិញបន្ថែម	១.៧១៩.៩២០	១.២៨៦.៨២៤	៦.៨៩៨.៥៩៩	៥.២៤៥.០៩៥	១.៧១៩.២០៧	៩៤៤.០០៥	៦.៨៩៥.៧៣៩	៣.៨៤៧.៧៦៤
ការយថុះ/(កើនឡើង) គណនីត្រូវសងសម្រាប់ទ្រព្យសកម្មអរូបី	៤.៦២៧.៩៦០	(១៧៨.៧២៤)	១៨.៥៦២.៧៤៨	(៧២៨.៤៧៩)	៤.៦២៧.៩៦០	-	១៨.៥៦២.៧៤៨	-
សាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសកម្មអរូបី	៦.៣៤៧.៨៨០	១.១០៨.១០០	២៥.៤៦១.៣៤៧	៤.៥១៦.៦១៦	៦.៣៤៧.១៦៧	៩៤៤.០០៥	២៥.៤៥៨.៤៨៧	៣.៨៤៧.៧៦៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៧. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៣៧.២០២.២២២	៣៦.១៤៦.០៨៦	១៤៩.១៨០.៩១០	១៤៥.៤៨៧.៩៩៦	៣៤.២១៥.០៤៦	៣៣.១៨៩.០៧៥	១៣៧.២០២.៣៣៤	១៣៣.៥៨៦.០២៧

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាភតិកៈ ត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៦.១៤៦.០៨៦	៣២.៤១០.៣០៣	១៤៥.៤៨៧.៩៩៦	១៣២.៣៩៦.០៨៤	៣៣.១៨៩.០៧៥	៣០.៤៥២.៤១៣	១៣៣.៥៨៦.០២៧	១២៦.០៣២.១០៧
ការទិញបន្ថែមក្នុងការិយបរិច្ឆេទ	៧.៦៣៣.៧៨៣	១០.២១៧.២៨៥	៣០.៦១៩.១០៤	៤១.៦៤៥.៦៥៤	៧.៤៥២.៥៤៩	១០.១២៧.៣៣០	២៩.៨៩២.១៧៤	៤១.២៧៨.៩៩៧
ការកែតម្រូវរកពីសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	២៩.៩០៤	-	១១៩.៩៦១	-	-	-	-	-
រំលស់ក្នុងការិយបរិច្ឆេទ	(៦.៥៣៣.១៧៤)	(៦.៣៦៤.៧៩០)	(២៦.២០៤.៥៦១)	(២៥.៩៤២.៨៨៤)	(៦.២៧៥.៥៤៤)	(៦.១៣៧.៨៣៣)	(២៥.១៧១.២២៣)	(២៥.០១៧.៨០៧)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(១១២.៦១០)	(១.៦១៧.៧៥៧)	(៤៥១.៦៧៩)	(៦.៥៩៣.៩៧៤)	(១១២.៦១០)	(១.៦១៩.១៨៩)	(៤៥១.៦៧៩)	(៦.៥៩៩.៨១៤)
លម្អៀងពីការបង្កើនប្រាក់ប្រចាំ	៣៤.២២៩	១៥១.៣២៨	១៥៣.៣៣៧	៦១៦.៨១៣	(៣៨.៤២០)	១២.៥៩២	(១៥៤.១០៣)	៥១.៣២៥
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៥៤៣.២៤៤)	៨៩១.៣៨៤	-	-	(៤៩៨.៨៦២)	៨៥២.៣២៨
នាចុងការិយបរិច្ឆេទ	៣៧.២០២.២២២	៣៤.៧៩៦.៣៦៩	១៤៩.១៨០.៩១០	១៤៣.០១៣.០៧៧	៣៤.២១៥.០៤៦	៣៣.២៣៥.៣១៣	១៣៧.២០២.៣៣៤	១៣៦.៥៩៧.១៣៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៧. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាភតិកៈ ត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៦.០៧០.១៧៤	៣៣.៣៧៥.៤០០	១៤៤.២៨០.៦៩៦	១៣៤.៨៦៩.៩៩១	៣៣.០៦៥.៩២៦	៣១.៩២៨.៦៧៨	១៣២.២៦៣.៧០៤	១២៩.០២៣.៧៨៤
ការទិញនៃមក្នុងការិយបរិច្ឆេទ	៤.៣៩៥.១៤១	៥.៧៦៦.២០៣	១៧.៦០២.៧០០	២៣.៥២៦.១០៤	៤.៣៤៣.៩៣៤	៥.៦៨០.០០១	១៧.៣៩៧.៤៥៦	២៣.១៧៤.៤០៤
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	២២.២៦៩	-	២៤៩.៣៨៧	-	-	-	-	-
រំលស់ក្នុងការិយបរិច្ឆេទ	(៣.៣២៣.០០៩)	(៣.១៩០.២៩៣)	(១៣.៣០៨.៦៥១)	(១៣.០១៦.៣៩៥)	(៣.១៩០.៤៨៣)	(៣.០៧៩.១៤៨)	(១២.៧៧៧.៨៨៤)	(១២.៥៦២.៩២៤)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(៣.០៧៣)	(១.៣០៤.០២២)	(១២.៣០៧)	(៥.៣២០.៤១០)	(៣.០៧៣)	(១.២៨៩.៧០៧)	(១២.៣០៧)	(៥.២៦២.០០៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៦៨០	១៤៩.០៨១	២.៧២៣	៦០៨.២៥០	(១.២៥៨)	(៤.៥១១)	(៥.០៣៤)	(១៨.៤០៥)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៣៦៦.៣៦២	២.៣៤៥.៥៣៣	-	-	៣៣៦.៤០៣	២.២៤២.២៧៨
នាចុងការិយបរិច្ឆេទ	៣៧.២០២.២២២	៣៤.៧៩៦.៣៦៩	១៤៩.១៨០.៩១០	១៤៣.០១៣.០៧៧	៣៤.២១៥.០៤៦	៣៣.២៣៥.៣១៣	១៣៧.២០២.៣៣៤	១៣៦.៥៩៧.១៣៦

សម្រាប់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់ការចំណាយទាក់ទងនឹង ការទូទាត់ភតិសន្យារយៈពេលខ្លីចំនួន ២.២៤០ ដុល្លារអាមេរិក និងគ្មាន រៀងគ្នា (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ សម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់ការចំណាយទាក់ទងនឹង ការទូទាត់ភតិសន្យារយៈពេលខ្លីចំនួន ១.២២៩ ដុល្លារអាមេរិក និងគ្មាន រៀងគ្នា)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៧. សិទ្ធិប្រើប្រាសទ្រព្យសកម្ម-សុទ្ធ (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយរំលស់	៦.៥៣៣.១៧៤	៦.៣៦៤.៧៩០	២៦.២០៤.៥៦១	២៥.៩៤២.៨៨៤	៦.២៧៥.៥៤៨	៦.១៣៧.៨៣៣	២៥.១៧១.២២៣	២៥.០១៧.៨០៧
ការប្រាក់លើបំណុលគតិសន្យា	១.០៦២.៩៤២	១.០២៧.៤៧១	៤.២៦៣.៤៦០	៤.១៨៧.៩៧២	៩៧៤.៤៧៩	៩៥៧.២៣០	៣.៩០៨.៦៣៥	៣.៩០១.៦៦៩
ខាត/(ចំណេញ)ពីការរុបរកតិសន្យាមុនពេលកំណត់	៣៤.៦៤៦	(១២១.៣៥៧)	១៣៨.៩៦៥	(៤៩៤.៦៥១)	៣៤.៧២៨	(១១២.៧៣២)	១៣៩.២៩៤	(៤៥៩.៤៩៦)
	៧.៦៣០.៧៦២	៧.២៧០.៩០៤	៣០.៦០៦.៩៨៦	២៩.៦៣៦.២០៥	៧.២៨៤.៧៥៥	៦.៩៨២.៣៣១	២៩.២១៩.១៥២	២៨.៤៥៩.៩៨០

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយរំលស់	៣.៣២៣.០០៩	៣.១៩០.២៩៣	១៣.៣០៨.៦៥១	១៣.០១៦.៣៩៥	៣.១៩០.៤៨៣	៣.០៧៩.១៤៨	១២.៧៧៧.៨៨៤	១២.៥៦២.៩២៤
ការប្រាក់លើបំណុលគតិសន្យា	៥៣០.១០៣	៥១៦.៣៥៩	២.១២៣.០៦៣	២.១០៦.៧៤៥	៤៨៤.២៦២	៤៨២.០៦៣	១.៩៣៩.៤៦៩	១.៩៦៦.៨១៧
ចំណេញពីការរុបរកតិសន្យាមុនពេលកំណត់	(៨៤)	(១១០.៨៩៧)	(៣៣៦)	(៤៥២.៤៦០)	(៨១)	(៨៧.៩៦៥)	(៣២៤)	(៣៥៨.៨៩៧)
	៣.៨៥៣.០២៨	៣.៥៩៥.៧៥៥	១៥.៤៣១.៣៧៨	១៤.៦៧០.៦៨០	៣.៦៧៤.៦៦៤	៣.៤៧៣.២៤៦	១៤.៧១០.០២៩	១៤.១៧០.៨៤៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៨. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មពន្ធពន្យារ	៤.៤០៣.០៥២	៤.១៤៩.៩០៥	១៩.២៦០.២៣៩	១៦.៧០៣.៣៦៨	-	-	-	-
បំណុលពន្ធពន្យារ	(៤.០២៧.៧៧៣)	(៣.៣១១.៨០៦)	(១៦.១៥១.៣៧០)	(១៣.៥៣១.២៧០)	-	-	-	-
ទ្រព្យសកម្មពន្ធពន្យារសុទ្ធ	៣៧៥.២៧៩	៨៣៨.០៩៩	៣.១០៨.៨៦៩	៣.១៧២.០៩៨	-	-	-	-
ទ្រព្យសកម្មពន្ធពន្យារ	១៨.៥៩៤.៥៧៥	១៧.៧៥៥.២៨៧	៧៤.៥៦៤.២៤៦	៧១.៤៦៥.០៣០	១៨.៥៩៤.៥៧៥	១៧.៧៥៥.២៨៧	៧៤.៥៦៤.២៤៦	៧១.៤៦៥.០៣០
បំណុលពន្ធពន្យារ	(៥៦.៤១៣.១៦៦)	(៥១.៦៥១.៥៤៩)	(២២៦.២១៦.៧៩៦)	(២០៧.៤៩៧.៤៨៥)	(៥៦.៤១៣.១៦៦)	(៥១.៦៥១.៥៤៩)	(២២៦.២១៦.៧៩៦)	(២០៧.៤៩៧.៤៨៥)
បំណុលពន្ធពន្យារសុទ្ធ	(៣៧.៨១៨.៥៩១)	(៣៣.៨៩៦.២៦២)	(១៥១.៦៥២.៥៥០)	(១៣៦.០៣២.៤៥៥)	(៣៧.៨១៨.៥៩១)	(៣៣.៨៩៦.២៦២)	(១៥១.៦៥២.៥៥០)	(១៣៦.០៣២.៤៥៥)
សរុបទ្រព្យសកម្មពន្ធពន្យារ	២៣.៣៧៧.៦២៧	២១.៩០៥.១៩២	៩៣.៤១៤.៤៨៥	៨៨.១៦៨.៣៩៨	១៨.៥៩៤.៥៧៥	១៧.៧៥៥.២៨៧	៧៤.៥៦៤.២៤៦	៧១.៤៦៥.០៣០
សរុបបំណុលពន្ធពន្យារ	(៦០.៤៤០.៩៣៩)	(៥៥.០១៣.៣៥៥)	(២៤២.៣៦៨.១៦៦)	(២២១.៤២៨.៧៥៥)	(៥៦.៤១៣.១៦៦)	(៥១.៦៥១.៥៤៩)	(២២៦.២១៦.៧៩៦)	(២០៧.៤៩៧.៤៨៥)
សរុបបំណុលពន្ធពន្យារសុទ្ធ	(៣៧.០៦៣.៣១២)	(៣៣.១០៨.១៦៣)	(១៤៨.៩៥៣.៦៨១)	(១៣៣.២៦០.៣៥៧)	(៣៧.៨១៨.៥៩១)	(៣៣.៨៩៦.២៦២)	(១៥១.០៩២.៥៤៤)	(១៣៥.០៣២.៤៥៥)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៨. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

បម្រែបម្រួលនៃបំណុលពន្ធពន្យារ សុទ្ធសម្រាប់ការិយាល័យ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យ	(៣៣.១០៨.១៦៣)	(២៥.៤២៩.៤១៩)	(១៣៣.២៦០.៣៥៧)	(១០៣.៨៧៩.១៧៧)	(៣៣.៨៩៦.២៦២)	(២៦.៧៨២.០៤៥)	(១៣៦.៤៣២.៤៥៥)	(១០៩.៤០៤.៦៥៤)
កត់ត្រាជាបន្តក្នុងរបាយការណ៍ចំណេញប្រចាំ	(៣.៦១២.០៤៩)	(៥.៥២៦.៥៧០)	(១៤.៤៨៧.៩២៤)	(២២.៥២៦.៣០០)	(៣.៩២២.៣២៩)	(៥.១៧៨.០០៦)	(១៥.៧៣២.៤៦២)	(២១.១០៥.៥៥៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣២៣.១០០)	(១៥.២៥៦)	(១.២៩៥.៩៥៤)	(៦២.១៨៣)	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៥០០.៥៥៤	(៨២៤.១៥៧)	-	-	៥១២.៣០៧	(៨៤៥.៦០៣)
នាចុងការិយាល័យ	(៣៧.០៤៣.៣១២)	(៣០.៩៧១.២៤៥)	(១៤៨.៥៤៣.៦៨១)	(១២៧.២៩១.៨១៧)	(៣៧.៨១៨.៥៩១)	(៣១.៩៦០.០៥១)	(១៥១.៦៥២.៥៥០)	(១៣១.៣៥៥.៨១០)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យ	(៣៤.១៦២.២២៤)	(២៧.៦១៣.២៦៦)	(១៣៦.៦៤៨.៨៩៦)	(១១១.៥៨៥.២០៤)	(៣៥.០២១.១២៤)	(២៨.៨៤១.៩៨០)	(១៤០.០៨៤.៥១២)	(១១៦.៥៥០.៤៤១)
កត់ត្រាជាបន្តក្នុងរបាយការណ៍ចំណេញប្រចាំ	(២.៥៥៥.៥៦៣)	(៣.៣៧៦.៨៣១)	(១០.២៣៥.០៣០)	(១៣.៧៧៧.៤៧០)	(២.៧៩៧.៤៦៣)	(៣.១១៨.០៧១)	(១១.២០៣.៨៣៩)	(១២.៧២១.៧៣០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣២៥.៥២៥)	១៨.៨៥២	(១.៣០៣.៧២៤)	៧៦.៩១៦	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៣៥៦.០២៧)	(២.០០៦.០៥៥)	-	-	(៣៦៤.១៩៩)	(២.០៨៣.៦៣៩)
នាចុងការិយាល័យ	(៣៧.០៤៣.៣១២)	(៣០.៩៧១.២៤៥)	(១៤៨.៥៤៣.៦៨១)	(១២៧.២៩១.៨១៧)	(៣៧.៨១៨.៥៩១)	(៣១.៩៦០.០៥១)	(១៥១.៦៥២.៥៥០)	(១៣១.៣៥៥.៨១០)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៨. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ទ្រព្យសកម្មពន្ធពន្យាររបស់សម្ព័ន្ធធនាគារ៖

	កម្រៃពីដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	ប្រាក់ចំណូលមិន ទាន់ទទួលបាន ដុល្លារអាមេរិក	សំវិធានធនសម្រាប់ ការខាតបង់ឥណទាន ដែលរំពឹងទុក ដុល្លារអាមេរិក	សំវិធានធន ផ្សេងៗ ដុល្លារអាមេរិក	អត្ថប្រយោជន៍ និយោជិត ដុល្លារអាមេរិក	ការប្តូររូបិយប័ណ្ណ មិនទាន់បាន ទទួលស្គាល់ ដុល្លារអាមេរិក	បំណុលគតិសន្យា ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៥៩៩.៧៨១	៤៩.៣៣២	៣.៣១៣.២៧៦	៦.០៤៤.៣៨០	១.៣១៥.៩៩៣	៣.៧០១.៥២៦	៦.៥៥៦.៩៥៥	៣១៩.៩៤៩	២១.៩០៥.១៩២
ឥណទាន/(កត់ត្រាជាបន្ទុក) ក្នុងរបាយការណ៍ចំណេញ ឬខាត	៤៣.៨៧០	(៣.២០០)	១៤៧.៦២៦	២២១.៣២៣	២៤.៥៧៣	៧៥២.៤៤៣	២២១.៦០១	៨០.១៩៩	១.៤៩២.៤៣៥
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៦៤៣.៦៥១	៤៦.១៣២	៣.៤៦០.៩០២	៦.២៦៥.៧០៣	១.៣៤០.៥៦៦	៤.៤៥៣.៩៦៩	៦.៧៧៨.៥៥៦	៤០០.១៤៨	២៣.៣៩៧.៦២៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.៥៤១.០៤១	១៨៤.៩៨៩	១៣.៨៧៤.២១៧	២៥.១៤១.៥០៩	៥.៣៩១.៧១០	១៧.៤៦០.៤១៦	២៧.១៨២.០១០	១.៦០៤.៥៩៣	៩៣.៨២៤.៤៨៥
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២០.៧៦៨	៥៤.៥៩៣	៣.១៧១.១៩៧	៥.៥៦៤.៥៦៦	១.៦៣៥.៧៧១	២.៧៣១.៥៤៦	៣៥៤.០៧០	២.៦៩៩.៣៩៦	១៦.២៣៥.៩០៧
ឥណទាន/(កត់ត្រាជាបន្ទុក) ក្នុងរបាយការណ៍ចំណេញ ឬខាត	៧៥១.៨០៨	(៩.៩៩៧)	៣០.៥១៤	២៤៦.៩០៨	៨៩.៣១៨	៤៤៩.៧៥៦	៦.២២៩.២២៨	(២.២៥៤.៣៥០)	៥.៥២៩.៥៨៥
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	៧៧២.៥៧៦	៤៤.៥៩៦	៣.២០១.៧១១	៥.៨១១.៤៧៤	១.៧២៥.០៨៩	៣.១៨១.៣០២	៦.៥៨៣.២៩៤	៤៤១.០៤៦	២១.៧៦៥.៤៩២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣.១៧៥.២៨៧	១៨៤.៩៣៤	១៣.១៥៩.០៣២	២៣.៨៨៥.១៥៨	៧.០៩០.១១៦	១៣.០៧៥.១៥១	២៧.០៧៣.៧៩៥	១.៤១២.៦៩៩	៨៩.៤៥៦.១៧២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៨. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ទ្រព្យសកម្មពន្ធពន្យាររបស់ធនាគារ៖						
	កម្រៃពីដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានធនផ្សេងៗ ដុល្លារអាមេរិក	អត្ថប្រយោជន៍និយោជិត ដុល្លារអាមេរិក	ការប្តូររូបិយប័ណ្ណ មិនទាន់បានទទួលស្គាល់ ដុល្លារអាមេរិក	បំណុលកាតិសន្យា ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២៥	-	៥.៩៨៥.៦៨៩	១.៣០៦.៧១២	៣.៥៨៦.២២៧	៦.៥៥៦.៧១០	៣១៩.៩៤៩	១៧.៧៥៥.២៨៧
ឥណទាន/(កត់ត្រាជាបន្ទុក)ក្នុងរបាយការណ៍ចំណេញឬខាត	-	២២១.៩៨៦	២៨.៥៧៣	២៨៨.៨០៨	២១៩.៧២២	៨០.១៩៩	៨៣៩.២៨៨
គិតត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	-	៦.២០៧.៦៧៥	១.៣៣៥.២៨៥	៣.៨៧៥.០៣៥	៦.៧៧៦.៤៣២	៤០០.១៤៨	១៨.៥៩៤.៥៧៥
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	-	២៤.៨៩២.៧៧៧	៥.៣៥៤.៤៩៣	១៥.៥៣៨.៨៩០	២៧.១៧៣.៤៩២	១.៦០៤.៥៩៤	៧៤.៥៦៤.២៤៦
គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២៤	(៦៨៩.៩៣៣)	៥.៥០៥.៣០៣	១.៦២៥.៩៨៩	២.៧៣០.៨៨៣	៣៥០.៩១២	២.៦៩៤.២៨៥	១២.២១៧.៤៣៩
ឥណទាន/(កត់ត្រាជាបន្ទុក)ក្នុងរបាយការណ៍ចំណេញឬខាត	៨២០.២៨៤	២៤៤.៨១១	៨៩.៨១៩	៣៧១.០៨៤	៦.២៣១.៨៣៩	(២.២៥៧.៣១១)	៥.៥០០.៥២៦
គិតត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	១៣០.៣៥១	៥.៧៥០.១១៤	១.៧១៥.៨០៨	៣.១០១.៩៦៧	៦.៥៨២.៧៥១	៤៣៦.៩៧៤	១៧.៧១៧.៩៦៥
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	៥៣៥.៧៤៣	២៣.៦៣២.៩៦៩	៧.០៥១.៩៧១	១២.៧៤៩.០៨៤	២៧.០៥៥.១០៧	១.៧៩៥.៩៦១	៧២.៨២០.៨៣៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៨. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

បំណុលពន្ធពន្យាររបស់សម្ព័ន្ធធនាគារ៖

	កម្រៃពីដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានធនសម្រាប់ការខាត បង់ឥណទានដែលរំពឹងទុក ដុល្លារអាមេរិក	ការប្តូររូបិយប័ណ្ណ មិន ទាន់បានទទួលស្គាល់ ដុល្លារអាមេរិក	រំលស់តាមវិធី ពន្លឿនពន្ធ ដុល្លារអាមេរិក	សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៤.៦២៥.២៨៨	៤១.៤៩១.២២៦	-	២.៧០៧.១៤៤	៦.១៨៨.២៧០	១.៤២៧	៥៥.០១៣.៣៥៥
កត់ត្រាជាបន្តបន្ទាប់(ឥណទាន) ក្នុងរបាយការណ៍ចំណេញឬខាត	៣.០១៤.០៧៩	២.១២៣.៨៩៥	-	(៤៣៩.៧៦០)	៤៥៣.៦៤៧	២៧៥.៧២៣	៥.៤២៧.៥៨៤
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៧.៦៣៩.៣៦៧	៤៣.៦១៥.១២១	-	២.២៦៧.៣៨៤	៦.៦៤១.៩១៧	២៧៧.១៥០	៦០.៤៤០.៩៣៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣០.៦៣៣.៨៦១	១៧៤.៨៩៦.៦៣៥	-	៩.០៩២.២១០	២៦.៦៣៤.០៨៧	១.១១១.៣៧៣	២៤២.៣៦៨.១៦៦
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២.៦៨៩.២០៦	៣៦.៥៧២.៩៣១	១.៤៩៩	២.៣៧៨.៤៧៦	១៩.០៦០	៣.៧៥៤	៤១.៦៦៥.៣២៦
កត់ត្រាជាបន្តបន្ទាប់ក្នុងរបាយការណ៍ចំណេញ ឬខាត	៣៣៤.០៩១	៤.២៨០.៣៤២	១.១៩០	២០៩.៤២៦	៦.២៤៦.១១៩	២៤៣	១១.០៧១.៤១១
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	៣.០២៣.២៩៧	៤០.៨៥៣.២៧៣	៣.០៨៩	២.៥៨៧.៩០២	៦.២៦៥.១៧៩	៣.៩៩៧	៥២.៧៣៦.៧៣៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១២.៤២៥.៧៥១	១៦៧.៩០៦.៩៥២	១២.៦៩៦	១០.៦៣៦.២៧៧	២៥.៧៤៩.៨៨៦	១៦.៤២៧	២១៦.៧៤៧.៩៤៩

បំណុលពន្ធពន្យាររបស់ធនាគារ៖

	កម្រៃពីដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានធនសម្រាប់ការខាត បង់ឥណទានដែលរំពឹងទុក ដុល្លារអាមេរិក	រំលស់តាមវិធី ពន្លឿនពន្ធ ដុល្លារអាមេរិក	សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៣៧៥.៩៤៤	៤១.៣៩៨.៣៣៨	២.៦៨៨.៩៩៧	៦.១៨៨.២៧០	៥១.៦៥១.៥៤៩
កត់ត្រាជាបន្តបន្ទាប់(ឥណទាន) ក្នុងរបាយការណ៍ចំណេញ ឬខាត	២.៧៧៣.៦៨០	២.១៥៩.៥២៩	(៤៣៩.៤៣៦)	២៦៧.៨៤៤	៤.៧៦១.៦១៧
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៤.១៤៩.៦២៤	៤៣.៥៥៧.៨៦៧	២.២៤៩.៥៦១	៦.៤៥៦.១១៤	៥៦.៤១៣.១៦៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៦.៦៣៩.៩៩២	១៧៤.៦៦៧.០៤៧	៩.០២០.៧៤០	២៥.៨៨៩.០១៧	២២៦.២១៦.៧៩៦
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	៣៦.៦១០.៩៥៤	២.៣៧៥.៤១៨	១៣.១១២	៣៨.៩៩៩.៤៨៤
កត់ត្រាជាបន្តបន្ទាប់ក្នុងរបាយការណ៍ចំណេញ ឬខាត	-	៤.២៣១.១៨៤	១៩៤.៣៥៦	៦.២៤៨.៩៩២	១០.៦៧៥.៥៣២
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	-	៤០.៨៤២.១៣៨	២.៥៧៣.៧៧៤	៦.២៦២.១០៤	៤៩.៦៧៨.០១៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	១៦៧.៨៦១.១៨៧	១០.៥៧៨.២១១	២៥.៧៣៧.២៤៧	២០៤.១៧៦.៦៤៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៩. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	៩៩.៩១០.៥៦៩	៩១.៥១៥.៦០០	៤០០.៦៤១.៣៨២	៣៦៨.៣៥០.២៩០	១០២.៣៣១.៨៤៤	៩៤.៨៣៣.៤២៦	៤១០.៣៥០.៦៩៥	៣៨១.៧០៤.៥៤០
គណនីប្រាក់បញ្ញើសន្សំ	៤៣.៨៣២.៧៩២	៣៣.០៧៤.៦២២	១៧៥.៧៦៩.៤៩៦	១៣៣.១២៥.៣៥៤	៤២.៥១៧.០៨២	៣២.០៣៦.៨៤៧	១៧០.៤៩៣.៤៩៩	១២៨.៩៤៨.៣០៩
គណនីប្រាក់បញ្ញើមានកាលកំណត់	២៥៩.២៥៩.៤១៧	២៧១.៩២៤.១២៩	១.០៣៩.៦៣០.២២២	១.០៩៤.៤៩៤.៦១៩	២៣៥.៤៣៣.៧៣០	២៤៥.៨៥៧.៣៣១	៩៤៤.០៨៩.២៥៧	៩៤៩.៥៧៥.៧៥៧
	៤០៣.០០២.៧៧៨	៣៩៦.៥១៤.៣៥១	១.៦១៦.០៤១.១៤០	១.៥៩៥.៩៧០.២៦៣	៣៨០.២៨២.៦៥៦	៣៧២.៧២៧.៦០៤	១.៥២៤.៩៣៣.៤៩១	១.៥០០.២២៨.៦០៦
រយៈពេលខ្លី	២៨៦.០០៧.៥៣៩	២៨០.០៧៣.៩០៩	១.១៤៦.៨៩០.២៣២	១.១២៧.២៩៧.៤៨៤	២៦៣.៣៨២.៥៤២	២៥៦.៥៧២.៦០៤	១.០៥៦.១៦៣.៩៩៤	១.០៣២.៧០៤.៧៣១
រយៈពេលវែង	១១៦.៩៩៩.២៣៩	១១៦.៤៤០.៤៤២	៤៦៩.១៩០.៩០៨	៤៦៨.៦៧២.៧៧៩	១១៦.៩០០.១១៤	១១៦.១៥៥.០០០	៤៦៨.៧៦៩.៤៥៧	៤៦៧.៥២៣.៨៧៥
	៤០៣.០០២.៧៧៨	៣៩៦.៥១៤.៣៥១	១.៦១៦.០៤១.១៤០	១.៥៩៥.៩៧០.២៦៣	៣៨០.២៨២.៦៥៦	៣៧២.៧២៧.៦០៤	១.៥២៤.៩៣៣.៤៩១	១.៥០០.២២៨.៦០៦

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ៦ខែ	២២៣.០៩៤.០៦៩	២៣៦.៤៦៥.៤៥៩	៨៩៤.៦០៧.២១៧	៩៥១.៧៧៣.៤៧៣	២០៩.២២៤.៥៨៣	២១៦.៣៤៤.៨០០	៨៣៨.៩៩០.៥៧៨	៨៧០.៧៨៧.៨២០
លើសពី៦ខែ ប៉ុន្តែមិនលើសពី១ឆ្នាំ	៦២.៩១៣.៨៧០	៤៣.៦០៨.៤៩០	២៥២.២៨៣.០១៥	១៧៥.៥២៤.០១១	៥៤.១៥៧.៩៥៩	៤០.២២៧.៨០៤	២១៧.១៧៣.៤១៦	១១១.៩៦៦.៩១១
លើសពី១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	២០.០៤៥.២៣៩	២៩.៨៦០.៤៤២	១០៤.៤៤១.៤០៨	១២០.១៨២.២៧៩	២៥.៩៩០.១១៤	២៥.៥៧៥.០០០	១០៤.០៥៩.៩៩៧	១១៩.០៣៩.៣៧៥
លើសពី៣ឆ្នាំ	៩០.៩៥០.០០០	៨៦.៥៨០.០០០	៣៦៨.៧០៩.៥០០	៣៤៨.៤៨៤.៥០០	៩០.៩៥០.០០០	៨៦.៥៨០.០០០	៣៦៨.៧០៩.៥០០	៣៤៨.៤៨៤.៥០០
	៤០៣.០០២.៧៧៨	៣៩៦.៥១៤.៣៥១	១.៦១៦.០៤១.១៤០	១.៥៩៥.៩៧០.២៦៣	៣៨០.២៨២.៦៥៦	៣៧២.៧២៧.៦០៤	១.៥២៤.៩៣៣.៤៩១	១.៥០០.២២៨.៦០៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

១៩. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	១០៦.១១២	៧៤.៩៤០	៤២៥.៥០៩	៣០១.៦៣៤	២.៥៥៥.៤៤៩	៣.៤៨៥.១៦៩	១០.២៤៧.៣៥០	១៤.០២៧.៨០៥
ភាគីមិនពាក់ព័ន្ធ	៤០២.៨៩៦.៦៦៦	៣៩៦.៤៣៩.៤១១	១.៦១៥.៦១៥.៦៣១	១.៥៩៥.៦៦៤.៦២៩	៣៧៧.៧២៧.២០៧	៣៦៩.២៤២.៤៣៥	១.៥១៤.៦៨៦.១០១	១.៤៨៦.២០០.៤០១
	៤០៣.០០២.៧៧៨	៣៧១.៥១៤.៣៥១	១.៦១៦.០៤១.១៤០	១.៥៩៥.៩៧០.២៦៣	៣៨០.២៨២.៦៥៦	៣៧២.៧២៧.៦០៤	១.៥២៤.៩៣៣.៤៥១	១.៥០០.២២៨.៦០៦

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីចរន្ត	០,០០% - ២,០០%	០,០០% - ២,០០%	០,០០% - ០,៧៥%	០,០០% - ០,៧៥%
គណនីប្រាក់បញ្ញើសន្សំ	០,០០% - ៣,០០%	០,០០% - ៣,០០%	០,០០% - ១,០០%	០,០០% - ១,០០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,៤០% - ១៤,០០%	១,៤៥% - ១៣,០០%	១,៤០% - ៩,៥០%	១,៤៥% - ៩,៥០%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២០. ប្រាក់បញ្ញើរបស់អតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	១,៥៩៦,២៩៩,៤៧០	១,៤១៦,៣៤៨,៨៣៣	៦,៤០១,១៦០,៨៧៥	៥,៧០០,៩៦៤,៤៥០	១,៥៨០,៥១៤,២៥២	១,៤០០,១៩៨,៧៥២	៦,៣៣៧,៨៦២,១៥១	៥,៦៣៥,៧៩៩,៩៧៧
ប្រាក់បញ្ញើសន្សំ	៣០,៩៦៧,៧៤០,៩៨៩	២,៨៤៣,៨៦៦,៣៩៩	១២,៤១៨,៨០៩,៧៦៦	១១,៤៤៦,៥៦២,២៥៦	៣,០៦៥,៥៥៦,៧២៧	២,៨១៤,៧៩៥,១៧០	១២,២៩២,៨៤២,៣៧៥	១១,៣២៩,៥៥០,៥៥៩
ប្រាក់បញ្ញើកុម្ម៉ិត	២,៣៩៣,៩៤៨,៩៧	២១៤,៣០៨,៥៥៤	៩៥៩៩៧,៣៤៣	៨៦២,៥៩៩,១៨៧	២,៣៨៧,៤៤៤,៧២	២១៤,០៥៧,៨២	៩៥៧,៣៦៦,៣៣	៨៦១,៥៨២,៧៣
ប្រាក់បញ្ញើមានកាលកំណត់	៣,៨៦៤,០៧៩,៣៥២	៣,៦៨០,៨៥៥,៤៩៨	១៥,៤៩៤,៩៥៨,៦២១	១៤,៨១៥,៤៤៣,៣៧៩	៣,៧៤៥,២៧៩,៦២៧	៣,៦០៨,៨៩៨,៦៥៥	១៥,០១៨,៥៧១,៣០៤	១៤,៥២៥,៨១៧,២០៧
	៨៥,៨១០,៩៩៣,០០៨	៧,៩៦៥,៥៤១,៣៤៤	៣៤,៤១០,២០៨,៦២៥	៣២,០០៤,៩២៩,២៧២	៨,៨១៥,២១៥,០៧៨	៧,៨៤៥,២៩៨,៣៨៩	៣៣,៧៤៥,០១២,៤៦៣	៣១,៥៧៧,៣២៦,០១៦

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលខ្លី	៧,៧៩១,៦២៣,២៤០	៧,១១៧,២៤៦,៣០៨	៣១,២៤៤,៤០៩,១៩២	២៨,៦៤៦,៩១៦,៣៨៩	៧,៦៥២,៨២៨,៧៤៧	៧,០២០,៨៤២,៥៦៤	៣០,៦៨៧,៨៤៣,២៧៥	២៨,២៥៨,៨៩១,៣២១
រយៈពេលវែង	៧,៨៩៤,៤៧៦,០៦៨	៨៤៥,២៩៥,១២៦	៣,១៦៥,៧៩៩,០៣៣	៣,៤០២,៣១២,៨៨៣	៧៦២,៣៤៦,៣៣១	៨២៤,៤៥៥,៨២៥	៣,០៥៧,១៦៩,១៨៨	៣,៣១៨,៤៣៤,៦៩៥
	៨,៥៨៦,០៩៩,៣០៨	៧,៩៦២,៥៤១,៤៣៤	៣៤,៤១០,២០៨,២២៥	៣២,០៤៩,២២៩,២៧២	៨,៤១៥,២១៥,០៧៨	៧,៨៤៥,២៩៨,៣៨៩	៣៣,៧៤៥,០១២,៤៦៣	៣១,៥៧៧,៣២៦,០១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២០. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ៦ខែ	៦.២៨៤.១៩៨.៣២៧	៥.៩៣៩.៣៨៥.៤៦៦	២៥.១៩៩.៦៣៥.២៩១	២៣.៩០៦.០២៦.៥០០	៦.២០០.២៩៥.៨១២	៥.៨៧០.៥៤០.១៩៦	២៤.៨៦៣.១៨៦.២០៦	២៣.៦២៩.០៨៥.២៩០
លើសពី ៦ខែ ប៉ុន្តែមិនលើសពី ១ឆ្នាំ	១.៥០៧.៤២៤.៩១៣	១.១៧៧.៨៦០.៨៤២	៦.០៤៤.៧៧៣.៩០១	៤.៧៤០.៨៨៩.៨៨៩	១.៤៥២.៥៣២.៩៣៥	១.១៥០.២៦២.៣៦៨	៥.៨២៤.៦៥៧.០៦៩	៤.៦២៩.៨០៦.០៣១
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៣ឆ្នាំ	៦៥២.១០២.៣០៩	៥៧៨.០២៣.៩៨០	២.៦១៤.៩៣០.២៥៩	២.៣២៦.៥៤៦.៥២០	៦៣២.៦៤៨.៧៧២	៥៦៧.៣០៨.៤៩៦	២.៥៣៦.៩២១.៥៧៦	២.២៨៣.៤១៦.៦៩៦
លើសពី ៣ឆ្នាំ	១៣៧.៣៧៣.៧៥៩	២៦៧.២៧១.១៤៦	៥៥០.៨៦៨.៧៧៤	១.០៧៥.៧៦៦.៣៦៣	១២៩.៧៣៧.៥៥៩	២៥៧.១៤៧.៣២៩	៥២០.២៤៧.៦១២	១.០៣៥.០១៧.៩៩៩
	៨.៥៨១.០៩៩.៣០៨	៧.៩៦២.៥៤១.៤៣៤	៣៤.៤១០.២០៨.២២៥	៣២.០៤៩.២២៩.២៧២	៨.៤១៥.២១៥.០៧៨	៧.៨៤៥.២៩៨.៣៨៩	៣៣.៧៤៥.០១២.៤៦៣	៣១.៥៧៧.៣២៦.០១៦

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	២៣.៣២២.៣០៤	១៦.១៤៤.៦៥៨	៩៣.៥២២.៤៣៩	៦៤.៩៨២.២៤៨	១៧.៤០១.៣២១	១៧.០៩៣.៨៤១	៦៩.៧៧៩.២៩៧	៦៨.៤០២.៧១១
ភាគីមិនពាក់ព័ន្ធ	៨.៥៥៧.៧៧៧.០០៤	៧.៩៤៦.៣៩៦.៧៧៦	៣៤.៣១៦.៦៨៥.៧៨៦	៣១.៩៨៤.២៤៧.០២៤	៨.៣៩៧.៨១៣.៧៥៧	៧.៨២៨.២០៤.៥៤៨	៣៣.៦៧៥.២៣៣.១៦៦	៣១.៥០៨.៥២៣.៣០៥
	៨.៥៨១.០៩៩.៣០៨	៧.៩៦២.៥៤១.៤៣៤	៣៤.៤១០.២០៨.២២៥	៣២.០៤៩.២២៩.២៧២	៨.៤១៥.២១៥.០៧៨	៧.៨៤៥.២៩៨.៣៨៩	៣៣.៧៤៥.០១២.៤៦៣	៣១.៥៧៧.៣២៦.០១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២០. ប្រាក់បញ្ញើរបស់អតិថិជន (ត)

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
គណនីចរន្ត	០,០០% - ២,០០%	០,០០% - ២,០០%	០,០០% - ០,៧៥%	០,០០% - ០,៧៥%
ប្រាក់បញ្ញើកុម្មិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០% - ១៤,០០%	០,០០% - ១៥,០០%	០,០០% - ១,០០%	០,០០% - ១,០០%
ប្រាក់បញ្ញើមានកាលកំណត់	០,០២% - ១៣,៥០%	០,០៣% - ១២,០០%	០,០២% - ១០,៦០%	០,០៣% - ១០,៦០%

២១. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
បង្គុលរយៈពេលសម្រាកប្រចាំឆ្នាំ	៣១.៥៦០.៧២៥	៣០.៤២៩.៨៦៩	១២៦.៥៥៨.៥០៧	១២២.៤៨០.២២៣	៣១.០៣៨.៣៧៩	២៩.៩២៨.៤៤៥	១២៤.៤៦៣.៩០០	១២០.៤៦១.៩៩១
មូលនិធិអតិថិជនធ្វើប្រាក់	២៩.២៨៩.៥៦១	២៦.៤៦៧.៩៦៨	១១៧.៤៥១.១៤០	១០៦.៥៣៣.៥៧១	២៩.២៨៥.៤៩៤	២៦.៤២០.៣២៤	១១៧.៤៣៤.៨៣១	១០៦.៣៤១.៨០៤
គណនីត្រូវទូទាត់	២២.០២១.៩៧៧	២១.៤៨៤.២៧២	៨៨.៣០៨.១២៨	៨៦.៤៧៤.១៩៥	២១.១៣១.៥៩២	១៩.៦៧៩.៩០១	៨៤.៧៣៧.៦៨៤	៧៩.២១១.៦០២
បង្គុលប្រាក់ឆ្លានបុគ្គលិក	១៣.១៥០.៨៨៨	៦.៨៦៦.៤១០	៥២.៧៣៥.០៦១	២៦.១០៧.៨០០	១១.៧៧៣.៨៥៩	៦.០០០.០០០	៤៧.២១៣.១៧៥	២៤.១៥០.០០០
ពន្ធត្រូវបង់	៣.២៨៩.០៤១	២.៨៣៤.១៥៣	១៣.១៨៩.២១៥	១១.៤២៣.៥៦៦	៣.២៥០.៤៨៧	២.៨០៥.២៨១	១៣.០៣៤.៤៥៣	១១.២៩១.២៥៦
គណនីត្រូវបង់អន្តរធនាគារគ្នា	២.២២០.០៦៤	១.៩៣៩.១៣២	៨.៩០២.៤៥៧	៧.៨០៥.០០៦	២.២២០.០៦៤	១.៩៣៩.១៣២	៨.៩០២.៤៥៧	៧.៨០៥.០០៦
ផ្សេងៗ	១៨.៥១៩.៨៤១	១៤.០១៨.៥០៥	៧៤.២៦៤.៧២២	៥៦.៤២៤.៤៨៣	១៧.២៨៤.៣១៩	១២.៩៣៦.៦២១	៦៩.៣១០.១១៨	៥២.០៦៩.៩០០
	១២០.០៥២.១៧៧	១០៣.៦៦៤.៣០៩	៤៨១.៤០៩.២៣០	៤១៧.២៤៨.៨៤៤	១១៥.៩៨៤.១៩៤	៩៩.៧០៩.៧០៤	៤៦៥.០៩៦.៦១៨	៤០១.៣៣១.៥៥៩
រយៈពេលខ្លី	៨៨.០៦៩.៩៣០	៥៨.៨៨៦.៥៨៣	៣៥៧.១៧០.៤១៩	២៣៧.០១៨.៤៩៧	៨៥.៤៩៩.៥៩៦	៥៥.៤៤១.៥៧៨	៣៤២.៨៥៣.៣៨០	២២៣.១៥២.៣៥២
រយៈពេលវែង	៣១.៩៨១.២៤៧	៤៤.៧៧៧.៧២៦	១២៤.២៣៨.៨១១	១៨០.២៣០.៣៤៧	៣០.៤៨៥.៥៩៨	៤៤.២៦៨.១២៦	១២២.២៨៣.២៣៨	១៧៨.១៧៩.២០៧
	១២០.០៥២.១៧៧	១០៣.៦៦៤.៣០៩	៤៨១.៤០៩.២៣០	៤១៧.២៤៨.៨៤៤	១១៥.៩៨៤.១៩៤	៩៩.៧០៩.៧០៤	៤៦៥.០៩៦.៦១៨	៤០១.៣៣១.៥៥៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២២. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំខែ ប្រចាំត្រីមាស ឆមាស ប្រចាំឆ្នាំ ឬនៅចុងកាលកំណត់ដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីទាំងនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែធ្នូ
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលខ្លី	៤១៥.៨៤៥.១១២	៥២២.៨៩៧.១០៦	១.៦៦៧.៥៣៨.៨៩៩	២.១០៤.៦៦០.៨៥២	៤១០.២៦៣.១៣២	៥១៧.៥៨២.១៧៥	១.៦៤៥.១៥៥.១៥៩	២.០៨៣.២៦៨.២៥៤
រយៈពេលវែង	៥៥.១៨៤.៨១៤	៨៣.៩៦០.៧៦៩	២២១.២៩១.១០៤	៣៣៧.៩៤២.០៩៥	៥៣.៦៩៨.៤៨៨	៨០.៩៣៩.៨៤០	២១៥.៣៣០.៩៣៧	៣២៥.៧៨២.៨៥៦
	៤៧១.០២៩.៩២៦	៦០៦.៨៥៧.៨៧៥	១.៨៨៨.៨៣០.០០៣	២.៤៤២.៦០២.៩៤៧	៤៦៣.៩៦១.៦២០	៥៩៨.៥២២.០១៥	១.៨៦០.៤៨៦.០៩៦	២.៤០៩.០៥១.១១០

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ធនាគារមិនស្របនឹងកិច្ចសន្យាបំណុលមួយចំនួនស្តីពីប្រាក់កម្ចីជាមួយម្ចាស់បំណុលមួយចំនួន ដែលមានទំហំទឹកប្រាក់ចំនួន ៣៥៤.០៨៧.៣៥១ ដុល្លារអាមេរិក។ ធនាគារបានទទួលការយល់ព្រមលើកលែងចំពោះអនុបាតកិច្ចព្រមព្រៀងហិរញ្ញវត្ថុទាំងនេះពីម្ចាស់បំណុលរៀងខ្លួនដែលមានរយៈពេលរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥។ ជាលទ្ធផលចំណែកនៃបំណុលរយៈពេលវែងចំនួនទឹកប្រាក់ ១៨៩.៧៨៤.៣០៨ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែងទៅជាបំណុលរយៈពេលខ្លីគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងកំពុងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុបាត ឱ្យស្របតាមយុទ្ធសាស្ត្រ និងគោលបំណងរបស់ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២២. ប្រាក់កម្ចី (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៦០៦.៨៥៧.៨៧៥	៨៥៩.៤១៣.៥៥០	២.៤៤២.៦០២.៩៤៧	៣.៥១២.៣៣៨.៣៥២	៥៩៨.៥២២.០១៥	៨៤៣.៤១៨.៥៩១	២.៤០៩.០៥១.១១០	៣.៤៤៥.៣៦៤.៩៤៤
ការបន្ថែម	២.១៥៤.៦៧៣	១.៣៧១.៨៤០	៨.៦៤២.៣៩៣	៥.៥៩១.៦២០	-	-	-	-
កត់ត្រាជាបន្ទុកក្នុងការិយបរិច្ឆេទ	២១.៥១៥.១០៦	៣២.៥២២.០៤៦	៨៦.២៩៧.០៩០	១៣២.៥៥៩.៨៥៩	២១.១០២.៤២៧	៣១.៩៤៩.៣៨១	៨៤.៦៤១.៨៣៥	១៣០.២២៥.៦៧៧
ការសងប្រាក់ត្រឡប់	(១៥៩.៧០៧.៨៥១)	(២០២.០៦១.១០៥)	(៦៤០.៥៨៤.១៩០)	(៨២៣.៦០១.០៦៤)	(១៥៥.៨៨៩.២៧៥)	(១៩៦.៦៨៤.៨៨៤)	(៦២៥.២៧១.៨៨២)	(៨០១.៦៨៧.៥៨៧)
បង្គរពន្ធកាត់ទុក	-	(២៤៤.៦៧២)	-	(៩៩៧.២៨៣)	-	(២៤៤.៦៧២)	-	(៩៩៧.២៨៣)
ការកែតម្រូវកម្រៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៥.១៨៤)	-	(២០.៧៩៣)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	២១៥.៣០៧	(១.១៤៤.៣០៤)	៨៦៣.៥៩៦	(៤.៦៦៤.១៨២)	២២៦.៤៥៣	(៣៥៥.៧១៥)	៩០៨.៣០៣	(១.៤៤៩.៨៩៥)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៨.៩៦៧.០៤០)	១៥.៧៣០.៤២៧	-	-	(៨.៨៤៣.២៧០)	១៥.៤៦៤.០៤៥
នាចុងការិយបរិច្ឆេទ	៤៧១.០២៩.៩២៦	៦៩០.២៥៧.៣៥៥	១.៨៨៤.៨៣០.០០៣	២.៨៣៦.៩៥៧.៧២៩	៤៦៣.៩៦១.៦២០	៦៧៨.០៨២.៧០១	១.៨៦០.៤៨៦.០៩៦	២.៧៨៦.៩១៩.៩០១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២២. ប្រាក់កម្ចី (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន - ប្រាក់កម្ចី (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៥៥២.០២៩.៥៩៩	៦៩៨.២៤២.១៨០	២.២០៨.១១៨.៣៩៦	២.៨២១.៥៩៦.៦៤៩	៥៤២.៦០១.៣៤២	៦៨៥.៦៨១.៩៨៥	២.១៧០.៤០៥.៣៦៨	២.៧៧០.៨៤០.៩០១
ការបន្ថែម	៩៩៩.៤៣២	១.៣៧១.៨៤០	៣.៨៤២.៥២៥	៥.៥៩៧.១០៧	-	-	-	-
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	៩.៦៤០.៣២២	១៥.០០៤.៦៩៣	៣៨.៦០៩.៤៩០	៦១.២១៩.១៤៧	៩.៤៣៦.៧៨៧	១៤.៧៤១.៨២៣	៣៧.៧៩៤.៣៣២	៦០.១៤៦.៦៣៨
ការសងប្រាក់ត្រឡប់	(៩១.៤៧៧.២៥៥)	(២៣.៧៤៦.៥៤៣)	(៣៦៦.៣៦៦.៤០៦)	(៩៦.៨៨៥.៨៩៥)	(៨៧.៩៧៣.៤១៩)	(២១.៩៦៤.៩៨៥)	(៣៥២.៣៣៣.៥៤៣)	(៨៩.៦១៧.១៣៩)
បង្កពន្ធកាត់ទុក	-	៥៧០.៤៩៩	-	២.៣២៧.៦៣៦	-	៥៧០.៤៩៩	-	២.៣២៧.៦៣៦
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិធរណាម្ចាស់	(៥.៣៤១)	-	(២១.៣៩១)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១១៦.៨៣១)	(១.១៨៥.៣១៤)	(៤៦៧.៩០៨)	(៤.៨៣៦.០៨១)	(១០៣.០៩០)	(៩៤៦.៦២១)	(៤១២.៨៧៥)	(៣.៨៦២.២១៤)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៥.១១៥.២៩៧	៤៧.៩៣៩.១៦៦	-	-	៥.០៣២.៨១៤	៤៧.០៨៤.០៧៩
នាចុងការិយបរិច្ឆេទ	៤៧១.០២៩.៩២៦	៦៩០.២៥៧.៣៥៥	១.៨៨៨.៨៣០.០០៣	២.៨៣៦.៩៥៧.៧២៩	៤៦៣.៩៦១.៦២០	៦៧៨.០៨២.៧០១	១.៨៦០.៤៨៦.០៩៦	២.៧៨៦.៩១៩.៩០១

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

(ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៣៤.៣៨៥.៦៩២	៣៤.២៨២.១១១	១៣៧.៨៨៦.៦២៥	១៣៧.៩៨៥.៤៩៧	៣៤.៣៨៥.៦៩២	៣៤.២៨២.១១១	១៣៧.៨៨៦.៦២៥	១៣៧.៩៨៥.៤៩៧
ភាគីមិនពាក់ព័ន្ធ	៤៣៦.៦៤៤.២៣៤	៥៧២.៥៧៥.៧៦៤	១.៧៥០.៩៤៣.៣៧៨	២.៧០០.៦១២.២៣២	៤២៩.៥៧៥.៩២៨	៥៦៤.២៣៩.៩០៤	១.៧២២.៥៩៩.៧១១	២.៦៤៩.០៦៥.៤១៣
	៤៧១.០២៩.៩២៦	៦០៨.៨៥៧.៨៧៥	១.៨៨៨.៨៣០.០០៣	២.៨៤៨.៦០៧.៧២៩	៤៦៣.៩៦១.៦២០	៥៩៨.៥២២.០១៥	១.៨៦០.៤៨៦.០៩៦	២.៨៣៧.០៥០.៩១០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២២. ប្រាក់កម្ចី (ត)

(ខ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
អត្រាការប្រាក់ប្រចាំឆ្នាំ	២,០០% - ១៥,០០%	២,០០% - ១៥,០០%	២,០០% - ៩,៧៣%	២,០០% - ៩,៤០%

២៣. បំណុលបន្ទាប់បន្សំ

បំណុលបន្ទាប់បន្សំទាំងអស់ ចំនួន២១៧.១២៤.៤៦៨ ដុល្លារអាមេរិក ត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា បានដាក់បញ្ចូលជាផ្នែកមួយនៃដើមទុនបំពេញបន្ថែមក្នុងគោលបំណងនៃការគណនាមូលនិធិផ្ទាល់សុទ្ធ។ ចំនួនសមតុល្យទាំងពីរបានបង្ហាញជា ចំនួនប្រាក់ដើមដែលនៅសល់និងការប្រាក់បង្កដែលត្រូវបង់។ រយៈពេលនៃបំណុលបន្ទាប់បន្សំមានចាប់ពី ៥ឆ្នាំ ទៅ ១២ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦,១៩% ដល់ ១១,៥% ក្នុងមួយឆ្នាំ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ចាប់ពី ៦ឆ្នាំ ទៅ ១២ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ៦,១៩% ដល់ ១១,៥% ក្នុងមួយឆ្នាំ)។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំសម្រាប់បំណុលបន្ទាប់បន្សំទាំងនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ឃរពេលខ្លី	៤៥.៦៧៧.៨៧៧	៤០.៣៥២.១២៧	៣៤៣.៥៦៨.២៨៧	៣២៣.៤១៧.៣១១	៤៥.៦៧៧.៨៧៧	៤០.៣៥២.១២៧	៣៤៣.៥៦៨.២៨៧	៣២៣.៤១៧.៣១១
ឃរពេលវែង	១៣១.៤៥០.៩៩១	៩៨.៤០៩.៩៤១	៥២៧.១១៤.៤៧៤	៣៩៦.១០០.១៧៤	១៣១.៤៥០.៩៩១	៩៨.៤០៩.៩៤១	៥២៧.១១៤.៤៧៤	៣៩៦.១០០.១៧៤
	២១៧.១២៨.៨៦៨	១៧៨.៧៦២.១០៨	៨៧០.៦៨២.៧៦១	៧១៩.៥១៧.៤៨៥	២១៧.១២៨.៨៦៨	១៧៨.៧៦២.១០៨	៨៧០.៦៨២.៧៦១	៧១៩.៥១៧.៤៨៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៣. បំណុលបន្ទាប់បន្សំ (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ធនាគារមិនស្របនឹងកិច្ចសន្យាបំណុលមួយចំនួនស្តីពីបំណុលបន្ទាប់បន្សំជាមួយម្ចាស់បំណុលមួយចំនួន ដែលមានទំហំទឹកប្រាក់ចំនួន ៧៦.១៩៨.៦០៨ ដុល្លារអាមេរិក។ ធនាគារបានទទួលការយល់ព្រមលើកលែងចំពោះអនុបាតកិច្ចសន្យាហិរញ្ញវត្ថុទាំងនេះពីម្ចាស់បំណុលរៀងខ្លួន ដែលមានរយៈពេលរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥។ ជាលទ្ធផលចំណែកនៃបំណុលបន្ទាប់បន្សំរយៈពេលវែងទឹកប្រាក់ចំនួន ៥០.០៧៩.៦៨១ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែងទៅជាបំណុលរយៈពេលខ្លី គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ អ្នកគ្រប់គ្រងកំពុងធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវអនុបាត ឱ្យស្របតាមយុទ្ធសាស្ត្រ និងគោលបំណងរបស់ធនាគារ។

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន - បំណុលបន្ទាប់បន្សំ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.១៦៥.១០៨	១៧៨.៧៦២.១០៨	១១៧.០៥៣.៨៨២	៧១៩.៥១៧.៤៨៥	៤៧៨.១៦៥.១០៨
ការបន្ថែម	៥០.០០០.០០០	១៤.៨២០.០៣៩	២០០.៥៥០.០០០	៦០.៤០៦.៤៧៩	៥០.០០០.០០០	១៤.៨២០.០៣៩	២០០.៥៥០.០០០	៦០.៤០៦.៤៧៩
កត់ត្រាជាបន្ទុកក្នុងការិយបរិច្ឆេទ	៩.៧៩៦.០៥៩	៤.៤០៧.៧៤៦	៣៩.២៩១.៩៩៣	១៧.៩៦៥.៩៧៣	៩.៧៩៦.០៥៩	៤.៤០៧.៧៤៦	៣៩.២៩១.៩៩៣	១៧.៩៦៥.៩៧៣
ការសងប្រាក់ត្រឡប់	(២១.៥០៤.៨១២)	(១៩.០១២.៦៦៦)	(៨៦.២៥៥.៨០១)	(៧៧.៤៩៥.៦២៧)	(២១.៥០៤.៨១២)	(១៩.០១២.៦៦៦)	(៨៦.២៥៥.៨០១)	(៧៧.៤៩៥.៦២៧)
ពន្ធកាត់ទុកបង្គរ	-	១៦.៦២៥	-	៦៧.៧៦៤	-	១៦.៦២៥	-	៦៧.៧៦៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	៧៥.៥១៣	(៥៧.៦៤៩)	៣០២.៨៨២	(២៣៤.៩៧៧)	៧៥.៥១៣	(៥៧.៦៤៩)	៣០២.៨៨២	(២៣៤.៩៧៧)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២.៧១៩.៧៩៤)	២.៩៣២.២៦៥	-	-	(២.៧១៩.៧៩៤)	២.៩៣២.២៦៥
នាចុងការិយបរិច្ឆេទ	២១៧.១២៨.៨៦៤	១១៧.២២៧.៩៧៧	៨៧០.៦៨៦.៧១១	៤៨១.៨០៦.៩៨៥	២១៧.១២៨.៨៦៤	១១៧.២២៧.៩៧៧	៨៧០.៦៨៦.៧១១	៤៨១.៨០៦.៩៨៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៣. បំណុលបន្ទាប់បន្សំ (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន - បំណុលបន្ទាប់បន្សំ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២៣២.៧១៧.២១៤	១១៨.៩៩៣.៥៧៤	៩៣០.៨៦៨.៨៥៦	៤៨០.៨៥៣.០៣៣	២៣២.៧១៧.២១៤	១១៨.៩៩៣.៥៧៤	៩៣០.៨៦៨.៨៥៦	៤៨០.៨៥៣.០៣៣
ការបន្ថែម	-	១៤.៨២០.០៣៩	-	៦០.៤៦៥.៧៥៩	-	១៤.៨២០.០៣៩	-	៦០.៤៦៥.៧៥៩
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	៥.២៥០.៤៩៦	២.៣៣៥.៩៧៨	២១.០២៨.២៣៦	៩.៥៣០.៧៩០	៥.២៥០.៤៩៦	២.៣៣៥.៩៧៨	២១.០២៨.២៣៦	៩.៥៣០.៧៩០
ការសងប្រាក់ត្រឡប់	(២០.៧៧៦.៤៩១)	(១៩.០១២.៦៦៦)	(៨៣.២០៩.៨៤៦)	(៧៧.៥៧១.៦៧៧)	(២០.៧៧៦.៤៩១)	(១៩.០១២.៦៦៦)	(៨៣.២០៩.៨៤៦)	(៧៧.៥៧១.៦៧៧)
ពន្ធកាត់ទុកបង្ក	-	១៤៣.៣៧៤	-	៥៨៤.៩៦៦	-	១៤៣.៣៧៤	-	៥៨៤.៩៦៦
លម្អៀងពីការប្តូរប័ណ្ណ	(៦២.៣៥១)	(៥២.៣២២)	(២៤៩.៧១៦)	(២១៣.៤៧៤)	(៦២.៣៥១)	(៥២.៣២២)	(២៤៩.៧១៦)	(២១៣.៤៧៤)
លម្អៀងពីអត្ថប្រយោជន៍	-	-	២.២៤៩.២៣១	៨.១៥៧.៥៨៨	-	-	២.២៤៩.២៣១	៨.១៥៧.៥៨៨
នាចុងការិយបរិច្ឆេទ	២១៧.១២៨.៨៦៨	១១៧.២២៧.៩៧៧	៨៧០.៦៨៦.៧៦១	៤៨១.៨០៦.៩៨៥	២១៧.១២៨.៨៦៨	១១៧.២២៧.៩៧៧	៨៧០.៦៨៦.៧៦១	៤៨១.៨០៦.៩៨៥

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

(ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	១៥.១០៥.០០០	១៥.១០៥.០០០	៦០.៥៧១.០៥០	៦០.៧៩៧.៦២៥	១៥.១០៥.០០០	១៥.១០៥.០០០	៦០.៥៧១.០៥០	៦០.៧៩៧.៦២៥
ភាគីមិនពាក់ព័ន្ធ	២០២.០២៣.៨៦៨	១០២.១២២.៩៧៧	៨០៩.១១៥.៧១១	៤២១.០០៩.៣៦០	២០២.០២៣.៨៦៨	១០២.១២២.៩៧៧	៨០៩.១១៥.៧១១	៤២១.០០៩.៣៦០
	២១៧.១២៨.៨៦៨	១១៧.២២៧.៩៧៧	៨៧០.៦៨៦.៧៦១	៧១៩.៥១៧.៩៨៥	២១៧.១២៨.៨៦៨	១១៧.២២៧.៩៧៧	៨៧០.៦៨៦.៧៦១	៧១៩.៥១៧.៩៨៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៣. បំណុលបន្ទាប់បន្សំ (ត)

(ខ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
អត្រាការប្រាក់ប្រចាំឆ្នាំ	៦,១៩% - ១១,៥០%	៦,១៩% - ១១,៥០%	៦,១៩% - ១១,៥០%	៦,១៩% - ១១,៥០%

២៤. មូលបត្របំណុល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលខ្លី	១.៤៩៤.៥៩០	-	៥.៩៩៣.៣០៦	-	១.៤៩៤.៥៩០	-	៥.៩៩៣.៣០៦	-
រយៈពេលវែង	៩៨.៨៤៤.០៨៦	-	៣៩៦.៣៦៤.៧៨៥	-	៩៨.៨៤៤.០៨៦	-	៣៩៦.៣៦៤.៧៨៥	-
	១០០.៣៣៨.៦៧៦	-	៤០២.៣៥៨.០៩១	-	១០០.៣៣៨.៦៧៦	-	៤០២.៣៥៨.០៩១	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ និងនិយ័តកម្មមូលបត្រកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ដែលមានតម្លៃប្រមាណជា ១០០លានដុល្លារអាមេរិក។ សញ្ញាបណ្ណបន្ទាប់បន្សំទាំងនេះ មានរយៈពេលប្រាំពីរឆ្នាំ និងផ្តល់អត្រាការប្រាក់៨,៥% ក្នុងមួយឆ្នាំ ហើយត្រូវបានបង្កើតឡើងដើម្បីគាំទ្រ សកម្មភាពធនាគារទូទៅ និងគោលបំណងរបស់ធនាគារផ្សេងៗទៀត។ ការទូទាត់ការប្រាក់គឺធ្វើឡើងរៀងរាល់ត្រីមាសក្នុងកាលបរិច្ឆេទចេញប័ណ្ណនីមួយៗ (“កាលបរិច្ឆេទទូទាត់ការប្រាក់”) ជាមួយនឹងការទូទាត់ការប្រាក់ចុងក្រោយ ដែលត្រូវធ្វើឡើងនៅថ្ងៃផុតកំណត់ ខណៈពេលដែលការរំលស់ប្រាក់ដើមគឺចាប់ពីឆ្នាំទី៣ ដល់ទី៧ (ប្រចាំឆ្នាំ) ចាប់ពីថ្ងៃចេញប័ណ្ណនីមួយៗ។ រាល់ប្រតិបត្តិការទូទាត់នៃមូលបត្របំណុល រួមទាំងការទិញ ការទូទាត់ការប្រាក់ និងការរំលស់ប្រាក់ដើម ត្រូវគិតជាដុល្លារអាមេរិកក្នុងអត្រាប្តូរប្រាក់ថេរ ដែល ១ដុល្លារអាមេរិក ស្មើនឹង ៤.០០០រៀល។ មូលបត្របំណុលទាំងនេះត្រូវបានអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ទុកជាផ្នែកមួយនៃដើមទុនបំពេញបន្ថែមសម្រាប់គោលបំណងនៃការគណនាមូលនិធិផ្ទាល់សុទ្ធ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៥. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ស្ថិតក្រោមកិច្ចសន្យាប្តូរអត្រាការប្រាក់ដែលមានស្រាប់ សម្ព័ន្ធធនាគារ និងធនាគារបានព្រមព្រៀងជាមួយស្ថាប័នហិរញ្ញវត្ថុ និងធនាគារពាណិជ្ជផ្សេងៗ ធ្វើការផ្លាស់ប្តូរនូវភាពខុសគ្នារវាងសមតុល្យពីអត្រាការប្រាក់ ថេរ និងសមតុល្យពី អត្រាការប្រាក់អណ្តែតដែលត្រូវបានគណនាទៅលើប្រាក់ដើមដែលបានព្រមព្រៀង។ កិច្ចសន្យាបែបនេះអាចឱ្យសម្ព័ន្ធធនាគារ និងធនាគារ កាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូរអត្រាការប្រាក់លើតម្លៃ សមស្របនៃអត្រាការប្រាក់ថេរលើបំណុលដែលបានចេញផ្សាយ និងលំហូរសាច់ប្រាក់ដែលបង្ហាញពីអត្រាការប្រាក់ថេរលើបំណុលដែលបានចេញផ្សាយ។ តម្លៃសមស្របនៃការផ្លាស់ប្តូរអត្រាការប្រាក់នាចុងការិយបរិច្ឆេទ នៃរបាយការណ៍ត្រូវបានកំណត់តាមការធ្វើអប្បបរមាលើលំហូរសាច់ប្រាក់នាពេលអនាគត ដោយប្រើប្រាស់ខ្សែកោងនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងហានិភ័យឥណទានដែលមាននៅក្នុងកិច្ចសន្យា និងបាន បកស្រាយដូចខាងក្រោម។ អត្រាការប្រាក់ជាមធ្យម គឺផ្អែកលើសមតុល្យដែលនៅសល់នាចុងកាលបរិច្ឆេទនៃរបាយការណ៍។

តារាងខាងក្រោមបកស្រាយលម្អិតពីសមតុល្យប្រាក់ដើមដាក់ស្តែង និងរយៈពេលនៅសល់នៃកិច្ចសន្យាប្តូរអត្រាការប្រាក់នាចុងការិយបរិច្ឆេទនៃរបាយការណ៍នេះ៖

ការការពារហានិភ័យលំហូរសាច់ប្រាក់

កិច្ចសន្យាដែលនៅមាន	សម្ព័ន្ធធនាគារ									
	អត្រាមធ្យមនៃកិច្ចសន្យាដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម				តម្លៃសមស្រប			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលតិចជាងមួយឆ្នាំ	០,៥៦០%	០,៦០០%	១៥.០០០.០០០	២០.០០០.០០០	៦០.១៥០.០០០	៨០.៥០០.០០០	៥៥៤.២៥៣	២៧៨.០០០	២.២២២.៥៥៤	១.១១៨.៥៥០
ចាប់ពី មួយឆ្នាំ ដល់ពីរឆ្នាំ	០,៥៧០%	០,៥៦៥%	១៤.០០០.០០០	៤៤.០០០.០០០	៥៦.១៤០.០០០	១៧៧.១០០.០០០	៥០០.៧៨០	១.៩៧២.២៤៦	២.០០៨.១២៨	៧.៩៣៨.២៩០
ធំជាងពីរឆ្នាំ ដល់ប្រាំឆ្នាំ	-	-	-	-	-	-	-	-	-	-
			២៩.០០០.០០០	៦៤.០០០.០០០	១១៦.២៩០.០០០	២៥៧.៦០០.០០០	១.០៥៥.០៣៣	២.២៥០.២៤៦	៤.២៣០.៦៨២	៩.០៥៧.៨៤០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៥. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

ការការពារហានិភ័យលំហូរសាច់ប្រាក់(ត)

កិច្ចសន្យាដែលនៅមាន	ធនាគារ									
	អត្រាមធ្យមនៃកិច្ចសន្យាដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម				តម្លៃសមស្រប			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ឈរពេលគិតជាដុល្លារ	០,៥៦០%	០,៦០០%	១៥.០០០.០០០	២០.០០០.០០០	៦០.១៥០.០០០	៨០.៥០០.០០០	៥៥៤.២៥៣	២៧៨.០០០	២.២២២.៥៥៤	១.១១៨.៩៥០
ចាប់ពី មួយឆ្នាំ ដល់ពីរឆ្នាំ	០,៥៧០%	០,៥៦៥%	១៤.០០០.០០០	៤៤.០០០.០០០	៥៦.១៤០.០០០	១៧៧.១០០.០០០	៥០០.៧៨០	១.៩៧២.២៤៦	២.០០៨.១២៨	៧.៩៣៨.២៩០
ធំជាងពីរឆ្នាំ ដល់ប្រាំឆ្នាំ	-	-	-	-	-	-	-	-	-	-
			២៩.០០០.០០០	៦៤.០០០.០០០	១១៦.២៩០.០០០	២៥៧.៦០០.០០០	១.០៥៥.០៣៣	២.២៥០.២៤៦	៤.២៣០.៦៨២	៩.០៥៧.២៤០

ការផ្លាស់ប្តូរអត្រាការប្រាក់ ត្រូវបានទូទាត់ស្របគ្នាជាមួយកាលបរិច្ឆេទផុតកំណត់នៃធាតុដែលការពារ។ សម្ព័ន្ធធនាគារ និងធនាគារនឹងធ្វើការទូទាត់ទៅលើតម្លៃលម្អៀងរវាងអត្រាការប្រាក់ថេរ និងអត្រាការប្រាក់អណ្តែតលើមូលដ្ឋានជាក់ស្តែង។

រាល់កិច្ចសន្យាប្តូរអត្រាការប្រាក់ទាំងអស់ដែលផ្លាស់ប្តូរតម្លៃអត្រាការប្រាក់អណ្តែត សម្រាប់តម្លៃនៃអត្រាការប្រាក់ថេរ ត្រូវបានកំណត់ជាការការពារហានិភ័យដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបង្កពីអត្រាការប្រាក់អថេរលើប្រាក់កម្ចី។ ការផ្លាស់ប្តូរអត្រាការប្រាក់ និងការទូទាត់ការប្រាក់លើឥណទានកើតឡើងក្នុងពេលដំណាលគ្នា ហើយសមតុល្យបង្កនៃមូលធនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅជាគណនីចំណេញ ឬខាតលើកាលបរិច្ឆេទដែលការទូទាត់អត្រាការប្រាក់អណ្តែតលើបំណុលដែលប៉ះពាល់ដល់ចំណេញ ឬខាត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៦. បំណុលភតិសន្យា

ការវិភាគបំណុលភតិសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលភតិសន្យាដែលមិនបានធ្វើរបៀបហារ								
តិចជាងមួយឆ្នាំ	១៣.២០១.១១៦	១២.៩៥៤.៥៥៣	៥២.៩៣៦.៤៧៥	៥២.១៥៤.១៧៦	១២.៦៥១.២៩៩	១២.៦៣១.២០៧	៥០.៧៣១.៧០៩	៥០.៨៤០.៦០៨
មួយទៅប្រាំឆ្នាំ	២៣.៤៤០.២៧៩	២៣.០៦១.២៩៦	៩៣.៩៩៥.៥១៩	៩២.៨២១.៧១៦	២២.២៣៤.០៩៣	២១.៨៨២.៣១៥	៨៩.១៥៨.៧១៣	៨៨.០៧៦.៣១៨
លើសពីប្រាំឆ្នាំ	៥.៩២៣.៩០៦	៥.១២៥.២០៨	២៣.៧៥៤.៨៦៣	២០.៦២៤.៩៦២	៣.១០៤.៥៦៦	២.១៣១.៤០១	១២.៤៤៩.៣១០	៨.៥៧៤.៨៨៩
បំណុលភតិសន្យាសរុបដែលមិនបានធ្វើរបៀបហារ	៤២.៥៦៥.៣០១	៤១.១៤៥.០៥៧	១៧០.៦៤៦.៨៥៧	១៦៥.៦០៨.៨៥៤	៣៧.៩៨៩.៩៥៨	៣៦.៦៤៤.៩២៣	១៥២.៣៣៩.៧៣២	១៤៧.៤៩៥.៨១៥
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា								
រយៈពេលខ្លី	១២.៨៦៣.២២៤	១២.៥៤៥.៤៧៧	៥១.៥៤១.៥២៨	៥០.៤៩៥.៥៤៥	១២.៣៣៦.៤៧៦	១២.២៣៧.៣២៦	៤៩.៤៦៩.២៦៩	៤៩.២៥៥.២៣៧
រយៈពេលវែង	២៣.៣៩៥.៧១៥	២២.៤៧៦.២៧១	៩៣.៨១៦.៨១៧	៩០.៤៦៦.៩៩១	២១.៥៤៥.៦៨៧	២០.៥៤៦.២២៦	៨៦.៣៩៨.២០៥	៨២.៦៩៨.៥៦០
សរុបតម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា	៣៦.២៥៨.៩៣៩	៣៥.០២១.៧៤៨	១៤៥.៣៥៨.៣៤៥	១៤០.៩៦២.៥៣៦	៣៣.៨៨២.១៦៣	៣២.៧៨៣.៥៥២	១៣៥.៨៦៧.៤៧៤	១៣១.៩៥៣.៧៩៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៦. បំណុលភតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៥.០២១.៧៤៤	៣២.៥២៧.៦៨៧	១៤០.៩៦២.៥៣៦	១៣២.៨៧៥.៦០១	៣២.៧៨៣.៥៥២	៣០.៥៤៧.៣៤៨	១៣១.៩៥៣.៧៩៧	១២៤.៧៨៥.៩១៧
ការបន្ថែមក្នុងការិយបរិច្ឆេទ	៧.៤៣២.០៥៦	១០.៤៥៦.៧៧៥	២៩.៨០៩.៩៧៧	៤២.៦២១.៨១៥	៧.១៨៣.១១៥	១០.១២៧.៣៣០	២៨.៨១១.៤៧៤	៤១.២៧៨.៩៩៧
ការទូទាត់ក្នុងការិយបរិច្ឆេទ	(៧.១៩១.៧១១)	(៧.៣៤៤.៣២៦)	(២៨.៨៤៥.៩៥៣)	(២៩.៩៣៥.៤៧៣)	(៦.៩៨២.៨៩៩)	(៦.៩៨៥.២១៦)	(២៨.០០៤.៤០៤)	(២៨.៤៧១.៧៤០)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(៧៨.៣១០)	(១.៧៣៩.១៤០)	(៣១៤.១០១)	(៧.០៨៨.៧៣៥)	(៧៧.៨៨២)	(១.៧៣១.៩២០)	(៣១២.៣៨៥)	(៧.០៥៩.៣០៦)
ការប្រាក់ក្នុងការិយបរិច្ឆេទ	១.០៦២.៩៤២	១.០២៧.៤៧១	៤.២៦៣.៤៦០	៤.១៨៧.៩៧២	៩៧៤.៤៧៩	៩៥៧.២៣០	៣.៩០៨.៦៣៥	៣.៩០១.៦៦៩
និយ័តម្ម	-	(៧៩២)	-	(៣.២២៤)	-	-	-	-
លម្អៀងពីការប្តូរប័ណ្ណ	១២.២១៤	(១៤.៦១៤)	៤៨.៩៩០	(៥៩.៥៨៣)	១.៧៩៨	(១.០១៥)	៧.២១២	(៤.១៣៧)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៥២៦.៥៦៤)	៨៩៤.២៩៥	-	-	(៤៩២.៨៥១)	៨៤៤.១៤១
នាចុងការិយបរិច្ឆេទ	៣៦.២៥៤.៩៣៩	៣៤.៩១៣.០៥៧	១៤៥.៣៩៨.៣៤៥	១៤៣.៤៩២.៦៦៤	៣៣.៨៨២.១៦៣	៣២.៩១៣.៧៥៧	១៣៥.៨៦៧.៤៧៤	១៣៥.២៧៥.៥៤១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៦. បំណុលភតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយវិធាន	៣៥.២១២.៨៥១	៣៣.៦៤៨.០៩០	១៤០.៨៥១.៤០៤	១៣៥.៩៧១.៩៣២	៣២.៨៨៩.៥៧០	៣១.៦៦៧.៨៨៨	១៣១.៥៥៨.២៨០	១២៧.៩៦៩.៩៣៥
ការបន្ថែមក្នុងការិយវិធាន	៤.១៣៩.៣៨៣	៥.៩៤៥.០៦៦	១៦.៥៧៨.២២៩	២៤.២៥៥.៨៦៩	៤.០៩៧.៣០០	៥.៦៨០.០០១	១៦.៤០៩.៦៨៧	២៣.១៧៤.៤០៤
ការទូទាត់ក្នុងការិយវិធាន	(៣.៦២៨.២៩៦)	(៣.៧៩២.៦៨៦)	(១៤.៥៣១.៣២៥)	(១៥.៤៧៤.១៥៩)	(៣.៥៨៥.៥៣៤)	(៣.៥៣៦.៧៤០)	(១៤.៣៦០.០៦៤)	(១៤.៤២៩.៨៩៩)
ការបញ្ចប់ភតិសន្យាក្នុងការិយវិធាន	(៣.១៥៤)	(១.៣៨៣.៤៧០)	(១២.៦៣២)	(៥.៦៤៤.៥៥៤)	(៣.១៥៤)	(១.៣៧៧.៦៧១)	(១២.៦៣២)	(៥.៦២០.៨៩៤)
ការប្រាក់ក្នុងការិយវិធាន	៥៣០.១០៣	៥១៦.៣៥៩	២.១២៣.០៦៣	២.១០៦.៧៤៥	៤៨៤.២៦២	៤៨២.០៦៣	១.៩៣៩.៤៦៩	១.៩៦៦.៨១៧
និយ័តកម្ម	-	(១២.៥៥៣)	-	(៥១.២១៦)	-	៣៨៥	-	១.៥៧១
លម្អៀងពីការប្តូរប័ណ្ណ	៨.០៥២	(៧.៧៤៩)	៣២.២៤៨	(៣១.៦១៦)	(២៨១)	(២.១៦៩)	(១.១២៥)	(៨.៥៥០)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៣៥៧.៣៥៨	២.៣៥៩.៦៦៧	-	-	៣៣៣.៨៥៩	២.២២២.៤៦១
នាចុងការិយវិធាន	៣៦.២៥៤.៩៣៩	៣៤.៩១៣.០៥៧	១៤៥.៣៩៨.៣៤៥	១៤៣.៤៩២.៦៦៤	៣៣.៨៨២.១៦៣	៣២.៩១៣.៧៥៧	១៣៥.៨៦៧.៤៧៤	១៣៥.២៧៥.៥៤១

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី	២.២៤០	១.២២៩	៨.៩៨៥	៥.០០៩	-	-	-	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៦. បំណុលភតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលមានដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី	១.២៦៨	៧៨៩	៥.០៧៨	៣.២១៩	-	-	-	-

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ទូទាត់ការជួល	៧.១៩១.៧១១	៧.៣៤៤.៣២៦	២៨.៨៤៥.៩៥៣	២៩.៩៣៥.៤៧៣	៦.៩៨២.៤៩៩	៦.៩៨៥.២១៦	២៨.០០៨.៤០៨	២៨.៤៧១.៧៤០

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ទូទាត់ការជួល	៣.៦២៨.២៩៦	៣.៧៩២.២៤៦	១៤.៥៣១.៣២៥	១៥.៤៧២.៣៦៤	៣.៥៨៥.៥៣៤	៣.៥៣៦.៧៤០	១៤.៣៦០.០៦៤	១៤.៤២៩.៨៩៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៧. អត្ថប្រយោជន៍និយោជិត

	កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	(ក)	៦.៤៥៥.៤១៩	៦.៥៩៥.៤១១	២៥.៨៨៦.២៣០	២៦.៥៤៦.៥៣០	៦.៣៩២.៥១៣	៦.៥៣៣.៥៥៩	២៥.៦៣៣.៩៧៧	២៦.២៩៧.៥៧៥
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង	(ខ)	២៨៨.៥៤១	-	១.១៥៧.០៤៩	-	២៨៣.៩១២	-	១.១៣៨.៤៨៧	-
អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ	(គ)	៦២.០០៤	៣.៣៤៣.០៣៩	២៤៨.៦៣៦	១៣.៤៥៥.៧៣២	-	៣.២៤៩.៤៨៩	-	១៣.០៧៩.១៩៣
មូលនិធិសោធននិវត្តន៍		៧២.៨៥៣	៧២.៦១២	២៩២.១៤១	២៩២.២៦៣	៧១.៥២០	៧១.៣០២	២៨៦.៧៩៥	២៨៦.៩៩១
		៦.៨៧៤.៨១៧	១០.០១១.០៦២	២៧.៥៨៤.០៥៦	៤០.២៩៤.៥២៥	៦.៧៤៧.៩៤៥	៩.៨៥៤.៣៥០	២៧.០៥៩.២៥៩	៣៩.៦៦៣.៧៥៩
រយៈពេលខ្លី		១.០១២.៣៥៦	៤.១១៣.៥៨២	៤.០៩៩.៥៤៨	១៦.៥៥៧.១៦៨	៩៩៤.០៨១	៤.០៥២.៨៤១	៣.៩៨៦.២៦៤	១៦.៣១២.៨៤៥
រយៈពេលវែង		៥.៨៦២.៤៦១	៥.៨៩៧.៤៨០	២៣.៥២៤.៥០៨	២៣.៧៣៧.៣៦៧	៥.៧៥៣.៨៦៤	៥.៨០១.៥០៩	២៣.០៧២.៩៩៥	២៣.៣៥០.៩១៤
		៦.៨៧៤.៨១៧	១០.០១១.០៦២	២៧.៥៨៤.០៥៦	៤០.២៩៤.៥២៥	៦.៧៤៧.៩៤៥	៩.៨៥៤.៣៥០	២៧.០៥៩.២៥៩	៣៩.៦៦៣.៧៥៩
		សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ១ខែ		៧២.៨៥៣	៧២.៦១២	២៩២.១៤១	២៩២.២៦៤	៧១.៥២០	៧១.៣០២	២៨៦.៧៩៥	២៨៦.៩៩០
រវាងពី២ខែទៅ៣ខែ		-	៣.៣១១.៣២៦	-	១៣.៣២៨.០៨៧	-	៣.២៥៣.០០៩	-	១៣.០៩៣.៣៦១
រវាងពី៤ខែទៅ៦ខែ		៣៦៥.៥៣៩	៣៥៥.៧២២	១.៤៦៥.៨១១	១.៤៣១.៧៨១	៣៦៥.០២១	៣៥៥.១៧០	១.៤៦៣.៧៣៤	១.៤២៩.៥៥៩
រវាងពី៧ខែទៅ១២ខែ		៥៧៣.៩៦៤	៣៧៣.៩២២	២.៣០១.៥៩៦	១.៥០៥.០៣៦	៥៥៧.៥៤០	៣៧៣.៤០០	២.២៣៥.៧៣៥	១.៥០២.៩៣៥
លើសពី ១២ខែ		៥.៨៦២.៤៦១	៥.៨៩៧.៤៨០	២៣.៥២៤.៥០៨	២៣.៧៣៧.៣៦៧	៥.៧៥៣.៨៦៤	៥.៨០១.៥០៩	២៣.០៧២.៩៩៥	២៣.៣៥០.៩១៤
		៦.៨៧៤.៨១៧	១០.០១១.០៦២	២៧.៥៨៤.០៥៦	៤០.២៩៤.៥២៥	៦.៧៤៧.៩៤៥	៩.៨៥៤.៣៥០	២៧.០៥៩.២៥៩	៣៩.៦៦៣.៧៥៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៧. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យឆ្នេរ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យឆ្នេរ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យឆ្នេរ	៦.៥៩៥.៤១១	៥.៩៦១.៦២៧	២៦.៥៤៦.៥៣០	២៤.៣៥៣.២៤៦	៦.៥៣៣.៥៥៩	៥.៩១២.១១២	២៦.២៩៧.៩៧៥	២៤.១៥០.៩៧៧
ការបន្ថែម (កំណត់សម្គាល់ ៣៣)	៥.០៨០.៥៥៧	៥.២៣៦.៧៨៤	២០.៣៧៤.១១៤	២១.៣៤៥.១៤៤	៤.៩៨៥.៩២៩	៥.១៤៧.៣៤៦	១៩.៩៩៤.៥៦១	២០.៩៨០.៥៨២
អត្ថប្រយោជន៍បានបង់	(៥.២១៦.២៣២)	(៤.៨៨៣.៨២២)	(២០.៩២២.៣០៧)	(១៩.៩០៦.៤៥៤)	(៥.១២៣.០៣៧)	(៤.៨០១.១២៣)	(២០.៥៤៤.៥០១)	(១៩.៥៦៩.៣៧៧)
ការកែតម្រូវអតីតសេដ្ឋកិច្ចដែលមានអតីតធនាគ្គស្រី	(១៧៦)	-	(៧០៦)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៤.១៤១)	(៣.៥២០)	(១៦.៦១០)	(១៤.៣៤៤)	(៣.៩៣៤)	(៣.៣៦១)	(១៥.៧៩៥)	(១៣.៦៩៩)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៩៨.៧៩១)	១៦០.៩២២	-	-	(៩៧.៨៦៣)	១៩៩.៤៥៩
នាចុងការិយាល័យឆ្នេរ	៦.៤៥៥.៤១៩	៦.៣១១.០៧៣	២៥.៨៨៦.២៣០	២៥.៩៣៨.៥១០	៦.៣៩៥.៥២២	៦.២៥៨.៩៣៥	២៥.៦៣៣.៩៧៧	២៥.៧០៧.៩៤២

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យឆ្នេរ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យឆ្នេរ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យឆ្នេរ	៩.០៣៣.៤៥៦	៨.១៧៣.៥៣៧	៣៦.១៣៣.៨២៤	៣៣.០២៩.២៦៤	៨.៩២៧.៦១២	៨.០៨៥.៦៤៦	៣៥.៧១០.៤៤៤	៣២.៦៧៤.០៩៦
ការបន្ថែម (កំណត់សម្គាល់ ៣៣)	២.៦២៤.៥៨៤	៣.០០៩.៩២០	១០.៥២៧.៤៧៩	១២.២៤០.៤៧៤	២.៩៧៤.០៦១	២.៩៥៤.៩៣១	១០.៣២៥.១៣៤	១២.០៧២.៤៣៤
អត្ថប្រយោជន៍បានបង់	(៥.២០៥.២២៤)	(៤.៨៧០.០៣២)	(២០.៨៤៦.៩២២)	(១៩.៨៦៦.៧៣១)	(៥.១១២.០២៩)	(៤.៧៧៧.៣៣៣)	(២០.៤៧៣.៦៧៦)	(១៩.៥៣២.៣១៩)
ការកែតម្រូវអតីតសេដ្ឋកិច្ចដែលមានអតីតធនាគ្គស្រី	(១៧៦)	-	(៧០៥)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១.២២១)	(២.៣៥២)	(៤.៨៩០)	(៩.៥៩៦)	(១.១៣១)	(២.២៧០)	(៤.៥៣០)	(៩.២៦២)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៧៧.៤៤៤	៥០៨.០៩៩	-	-	៧៦.៦០១	៥០២.៩៨៩
នាចុងការិយាល័យឆ្នេរ	៦.៤៥៥.៤១៩	៦.៣១១.០៧៣	២៥.៨៨៦.២៣០	២៥.៩៣៨.៥១០	៦.៣៩៥.៥២២	៦.២៥៨.៩៣៥	២៥.៦៣៣.៩៧៧	២៥.៧០៧.៩៤២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៧. អត្ថប្រយោជន៍និយោជិត (ត)

(ខ) មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង

បម្រែបម្រួលនៅក្នុងមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រងមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយធានី	-	-	-	-	-	-	-	-
ការបន្ថែម	២៨៨.៨៣៦	-	១.១៥៨.៥២១	-	២៨៤.១១៩	-	១.១៣៩.៦០១	-
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៤៤)	-	(១៧៦)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៥១)	-	(១.០០៧)	-	(២០៧)	-	(៨៣០)	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២៨៩)	-	-	-	(២៨៤)	-
នាចុងការិយធានី	២៨៨.៥៤១	-	១.១៥៧.០៤៩	-	២៨៣.៩១២	-	១.១៣៨.៤៨៧	-

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយធានី	១៤៤.២៧១	-	៥៧៧.០៨៤	-	១៤១.៩៥៦	-	៥៦៧.៨២៤	-
ការបន្ថែម	១៤៤.៣៩៤	-	៥៧៨.២៩៨	-	១៤២.០០៩	-	៥៦៨.៧៤៦	-
ការកែតម្រូវអតិសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៤៤)	-	(១៧៦)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៨០)	-	(៣២០)	-	(៥៣)	-	(២១២)	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	២.១៦៣	-	-	-	២.១២៩	-
នាចុងការិយធានី	២៨៨.៥៤១	-	១.១៥៧.០៤៩	-	២៨៣.៩១២	-	១.១៣៨.៤៨៧	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៧. អត្ថប្រយោជន៍និយជិត (ត)

(គ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

ធនាគារបានអនុម័តនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីទូទាត់ផ្តាច់នូវអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈទៅឲ្យបុគ្គលិកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ។

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយធានី								
(ចំណេញការងារសរុប/ការបន្ថែម (កំណត់សម្គាល់ ៣៣))	៣.៣៤៣.០៣៩	២.៣៥៩.០៦៩	១៣.៤៥៥.៧៣២	៩.៦៣៦.៧៩៧	៣.២៤៩.៤៨៩	២.២១៧.៨៣៤	១៣.០៧៩.១៩៣	៩.០៥៩.៨៥២
អត្ថប្រយោជន៍បានបង់	(១៤៣.៤១៦)	៨០២.៤៤៨	(៥៧៥.២៤២)	៣.២៧០.៧៧៨	(១៦៤.៦៧៩)	៧៧៩.១១៣	(៦៦០.៥២៧)	៣.១៧៥.៦៦៥
ការកែតម្រូវកម្រិតសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៣.១៣១.៧៥៧)	(៧៥៨.៣២៩)	(១២.៥៦១.៤៧៧)	(៣.០៩០.៩៤៩)	(៣.០៨៤.៨១០)	(៦៧២.៦០៧)	(១២.៣៧៣.១៧៣)	(២.៧៤១.៥៤៦)
ការកែតម្រូវកម្រិតសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៤៥៣)	-	(១.៨១៧)	-	-	-	-	-
លម្អៀងពីការប្តូរឥណទាន	(៥.៤០៩)	(១០.៨៥០)	(២១.៦៩៥)	(៤៤.២២៥)	-	(២៧១)	-	(១.១០៥)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៤៦.៨៦៥)	៦០.១០៨	-	-	(៤៥.៤៩៣)	៥៩.០៥៨
នាចុងការិយធានី	៦២.០០៤	២.៣៩២.៣៣៨	២៤៨.៦៣៦	៩.៨៣២.៥០៩	-	២.៣២៤.០៦៩	-	៩.៥៥១.៩២៤

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយធានី								
ការបន្ថែម (កំណត់សម្គាល់ ៣៣))	៤៦.៤៣៩	២.១០២.៧៦៨	១៨៥.៧៥៦	៨.៤៩៧.២៨៥	-	២.០៤២.៩៣១	-	៨.២៥៥.៤៨៤
អត្ថប្រយោជន៍បានបង់	១៦.០៨០	២៩៤.៥៤០	៦៤.៤០០	១.២០១.៧២៣	-	២៧៨.៨៩៣	-	១.១៣៧.៨៨៣
ការកែតម្រូវកម្រិតសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	-	(១.៩៧៤)	-	(៨.០៥៤)	-	២.៣២៧	-	៩.៤៩៤
ការកែតម្រូវកម្រិតសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់	(៤៧២)	-	(១.៨៩០)	-	-	-	-	-
លម្អៀងពីការប្តូរឥណទាន	(៤៣)	(២.៩៩៦)	(១៧២)	(១២.២២៤)	-	(៨២)	-	(៣៣៥)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៥៤២	១៩៣.៧៧៩	-	-	-	១៤៩.៣៩៨
នាចុងការិយធានី	៦២.០០៤	២.៣៩២.៣៣៨	២៤៨.៦៣៦	៩.៨៣២.៥០៩	-	២.៣២៤.០៦៩	-	៩.៥៥១.៩២៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៨. ដើមទុន និង បុព្វលាភភាគហ៊ុន

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើមទុនចុះបញ្ជីសរុបមាន ៤៣៣.១៦៣.០១៩ ភាគហ៊ុន ដែលមានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបង់រួចរាល់ទាំងស្រុងដោយភាគហ៊ុនិក និង អាស្រ័យទៅតាមចំណែកភាគហ៊ុនរបស់ពួកគេនៅក្នុងធនាគារដូចខាងក្រោម៖

ដើមទុន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥			ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤		
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគហ៊ុនគិតជាភាគរយ	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគហ៊ុនគិតជាភាគរយ
ACLEDA Financial Trust	១២២.៦៩៤.០៦១	១២២.៦៩៤.០៦១	២៨,៣២៥%	១២២.៦៩៤.០៦១	១២២.៦៩៤.០៦១	២៨,៣២៥%
SMBC	៧៤.២៥៩.៣១០	៧៤.២៥៩.៣១០	១៨,០៦៦%	៧៤.២៥៩.៣១០	៧៤.២៥៩.៣១០	១៨,០៦៦%
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
NHTPE Rumdul	១៥.១៦០.៧០៦	១៥.១៦០.៧០៦	៣,៥០០%	១៥.១៦០.៧០៦	១៥.១៦០.៧០៦	៣,៥០០%
Triodos Microfinance Fund	៦.២៧៤.៥៨២	៦.២៧៤.៥៨២	១,៤៤៨%	៦.២៧៤.៥៨២	៦.២៧៤.៥៨២	១,៤៤៨%
Triodos Fair Share Fund	៥.៣៦៥.៤៤៤	៥.៣៦៥.៤៤៤	១,២៣៨%	៥.៣៦៥.៤៤៤	៥.៣៦៥.៤៤៤	១,២៣៨%
Shareholders Legalised from ASA. Plc.	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨	៥,៧៥២%	២៤.៩១៦.៨០៨	២៤.៩១៦.៨០៨	៥,៧៥២%
Public shareholders	៧៥.៤៣១.២៦២	៧៥.៤៣១.២៦២	១៧,៤១៤%	៧៥.៤៣១.២៦២	៧៥.៤៣១.២៦២	១៧,៤១៤%
	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១០០%	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១០០%
សម្បូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៧៣២.៦៥២.០៧៦			១.៧៣២.៦៥២.០៧៦		

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុនតំណាងឱ្យចំនួនដែលលើសឆ្លងក្រៅពីប្រាក់ដែលធនាគារបានទទួលពីការបោះផ្សាយភាគហ៊ុនថ្មី ហើយការទូទាត់ចំណាយប្រតិបត្តិការដែលទាក់ទងដោយផ្ទាល់លើការបោះផ្សាយ នឹងតម្លៃចារឹកនៃ ភាគហ៊ុនដែលបានបោះផ្សាយ។

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជា (ផមក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុនដែលមានតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន ហើយតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ ធនាគារបានទទួលសាច់ប្រាក់ពីការបោះផ្សាយភាគហ៊ុនថ្មី ចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងមានចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈដំបូងចំនួន ១.០៣១.០២៥ ដុល្លារអាមេរិក ដោយទទួលបានបុព្វលាភភាគហ៊ុន ចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈទាក់ទងនឹងការបង្កើនដើមទុនសម្រាប់ការបោះផ្សាយលក់មូលបត្រជា សាធារណៈលើកដំបូង។ លក្ខន្តិកៈត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រៀងគ្នា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៨. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

- ភាគលាភ
- ក្នុងអំឡុងការិយបរិច្ឆេទ ភាគលាភត្រូវបានប្រកាស និងត្រូវបានទូទាត់ទៅភាគហ៊ុនិករបស់ធនាគារដោយធនាគារដូចខាងក្រោម៖

- ក្នុងដំណាច់ការិយបរិច្ឆេទបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៖ ២២៧,៤០៤៩ រៀលក្នុងមួយភាគហ៊ុន ធម្មតាត្រូវបានប្រកាសនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ និងបានទូទាត់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
- ក្នុងដំណាច់ការិយបរិច្ឆេទបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៖ ១៤០,៤៧៩៥ រៀលក្នុងមួយភាគហ៊ុន ធម្មតាត្រូវបានប្រកាសនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ និងបានទូទាត់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤

ធនាគារ			
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
២៤.២៣៤.៩២៤	-	៩៤.៦៧៦.៦៥៤	-
-	១៤.៨០៤.៤៨០	-	៦០.៨៥០.៥២៤

២៩. ចំណូលការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទាន	៣៩៩.៩៧៤.៤៩២	៣៨១.៣៣៧.២៧៧	១.៦០៤.២៩៩.២៩២	១.៥៥៤.៣៣០.៧៤១	៣៨២.០៣៤.៨៣១	៣៦៥.១០៣.៣៧០	១.៥៣២.៣៥៧.៧៥១	១.៤៨៤.១៦១.៣៣៦
ការវិនិយោគហិរញ្ញវត្ថុ	៣.៧១៥.៧០៧	៣.៤៩២.២៨៥	១៤.៩០៣.៧០១	១៥.៤៦៤.៩៥៤	៣.៧១៥.៧០៧	៣.៤៩២.២៨៥	១៤.៩០៣.៧០១	១៥.៤៦៤.៩៥៤
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ៖								
ធនាគារនៅក្នុងប្រទេសកម្ពុជា	២.៧៨៣.៩៩២	២៨២.៩០៤	១១.១៦៦.៥៩២	១.១៥៣.១១៧	២.៧៥៣.៩៩៩	២៦៣.៤៣៧	១១.០៤៦.២៩០	១.០៧៥.៣៩៩
ធនាគារនៅក្រៅប្រទេសកម្ពុជា	១៩.៩៣១.៦៥៦	៩.០៧៨.៥៤៣	៤០.១៧៤.៤៤៨	៣៧.០០៤.១៤១	១៩.៩៤៤.៦៥៦	៩.០៧៨.៥៤៣	៤០.១៧៤.៤៤៩	៣៧.០០៤.១៤២
ធនាគារជាតិ នៃ កម្ពុជា	២៤១.៥១៧	២៨០.៣៤១	៩៦៤.៧២៥	១.១៤២.៦៧០	២៣០.០៨៩	២៧៩.៥១៨	៩២២.៤៨៧	១.១៣៩.៣១៥
	៤២៦.៧០៤.៧៦៤	៣៩៤.៨៧១.៣៩០	១.៧១១.៥១២.៤០៤	១.៦០៩.៤៩៥.៦២៣	៤០៨.៧២៧.២៨២	៣៧៨.៦១៧.៥៥៣	១.៦៣៩.៤០៥.១២៨	១.៥៤៣.២៤៥.១៤៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

២៩. ចំណូលការប្រាក់ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាន និងបុរេបទាន	២០២.៩៨៣.៧៦៨	១៩០.៦២០.០៧៨	៨១២.៩៤៩.៩៩១	៧៧៧.៧២៩.៩១៨	១៩៣.៥៨១.៩៦៦	១៨១.៩៥៤.៧២៦	៧៧៥.២៩៥.៧៧៤	៧៤២.៣៧៥.២៨២
ការវិនិយោគហិរញ្ញវត្ថុ	១.៨៨០.២២៨	២.១៧៤.៥៨៨	៧.៥៣០.៣១៣	៨.៨៧២.៣១៩	១.៨៨០.២២៨	២.១៧៤.៥៨៨	៧.៥៣០.៣១៣	៨.៨៧២.៣១៩
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ៖								
ធនាគារក្នុងប្រទេសកម្ពុជា	១.៧០៦.៤៨៣	១៩៣.២៣១	៦.៨៣៤.៤៦៤	៧៨៨.៣៨២	១.៦៨២.៥៦៨	១៨៣.៤៣០	៦.៧៣៨.៦៨៥	៧៤៨.៣៩៤
ធនាគារនៅក្រៅប្រទេសកម្ពុជា	១១.៧៩០.៣០០	៦.២៨៧.៥៧២	៤៧.២២០.១៥២	២៥.៦៥៣.២៩៤	១១.៧៩០.៣០០	៦.២៨៧.៥៧២	៤៧.២២០.១៥២	២៥.៦៥៣.២៩៤
ធនាគារជាតិ នៃ កម្ពុជា	១២២.០៥១	១៣៩.៩២៣	៤៨៨.៨១៤	៥៧០.៨៨៦	១១៥.៨២៧	១៣៩.៩២៣	៤៦៣.៨៨៧	៥៧០.៨៨៦
	២១៤.៤៨២.៨៣០	១៩៩.៤១៥.៣៩២	៨៧៥.០២៣.៧៣៤	៨១៣.៦១៤.៧៩៩	២០៩.០៥០.៨៨៩	១៩០.៧៤០.២៣៩	៨៣៧.២៤៨.៨១០	៧៧៨.២២០.១៧៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣០. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធើ្នេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធើ្នេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ៖								
ប្រាក់បញ្ញើមានកាលកំណត់	៧.៩២៦.៤៣១	៤.៤៤៣.៩៧៥	៣១.៧៩២.៩១៥	៣៤.៤១៧.៦៤២	៦.៦០០.៤១៤	៧.១២២.១០៥	២៦.៤៧៤.២៧៧	២៩.០២៩.៧០០
ប្រាក់បញ្ញើសន្សំ	៤៣.៩៧៥	៥៩.១៤៩	៣៣៦.៨២៤	២៤១.០៩១	៧១.៥៤៦	៥១.៦៤១	២៨៦.៩៧១	២១០.៦៥២
គណនីច្រឡំ	៥៥.៥៧៧	១៩.០២៦	២២២.៩១៩	៧៧.៥៥០	៥៥.៥៧៧	១៩.០២៦	២២២.៩១៩	៧៧.៥៥០
ប្រាក់បញ្ញើរបស់អតិថិជន៖								
ប្រាក់បញ្ញើមានកាលកំណត់	៩៣.៨៧៥.៥៤៤	១១០.២៣២.១៥៩	៣៧៦.៥៣៤.៩៦៧	៤៤៩.៣០៦.២៨០	៨៨.៨៧៨.៤៣៩	១០៤.២៧៤.៧១៥	៣៥៦.៤៩១.៤១៩	៤៤១.៣២៧.៧៣៨
ប្រាក់បញ្ញើសន្សំ	១៤.៧៤៩.៨០៨	១១.៨៩៥.៧៤១	៥៩.១៦១.៤៨០	៤៨.៤៨៧.០៤០	១៤.៣១៥.៧៤២	១១.៥៥៤.៨៦១	៥៧.៤២០.៤៤១	៤៧.០៩៧.៦១៣
គណនីច្រឡំ	៧.២៣៧.៦៩៧	៤.៧៧០.៨២៣	២៩.០៣០.៤០៣	១៩.៤៤៥.៨៧៥	៧.២៣៦.៦៣៣	៤.៧៧០.០៧៥	២៩.០២៦.១៣៥	១៩.៤៤២.៨២៦
ប្រាក់កម្ចី	២១.៥១៥.១០៦	៣២.៥២២.០៤៦	៨៦.២៩៧.០៩០	១៣២.៥៥៩.៨៥៩	២១.១០២.៤២៧	៣១.៩៤៩.៣៤១	៨៤.៦៤១.៨៣៥	១៣០.២២៥.៦៧៧
បំណុលបន្ទាប់បន្សំ	៩.៧៩៦.០៥៩	៤.៤០៧.៧៤៦	៣៩.២៩១.៩៩៣	១៧.៩៦៥.៩៧៣	៩.៧៩៦.០៥៩	៤.៤០៧.៧៤៦	៣៩.២៩១.៩៩៣	១៧.៩៦៥.៩៧៣
មូលបត្របំណុល	៣.៦៣៦.៨៦១	-	១៤.៥៨៧.៤៤៩	-	៣.៦៣៦.៨៦១	-	១៤.៥៨៧.៤៤៩	-
ចំណាយការប្រាក់លើភតិសន្យា	១.០៦២.៩៤២	១.០២៧.៤៧១	៤.២៦៣.៤៦០	៤.១៨៧.៩៧២	៩៧៤.៤៧៩	៩៥៧.២៣០	៣.៩០៨.៦៣៥	៣.៩០១.៦៦៩
	១៥៩.៩៤០.០៤០	១៧៣.៣៧៤.១៣៦	៦៤១.៥១៩.៥០០	៧០៦.៦៨៩.២៨២	១៥២.៦៦៨.១៤១	១៦៩.១០៦.៨២០	៦១២.៣៥២.០៧៤	៦៨៩.២៧៩.៣៩៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣០. ចំណាយការប្រាក់ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានីច្រើន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានីច្រើន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ៖								
ប្រាក់បញ្ញើមានកាលកំណត់	៣.៩២៦.៩០៥	៣.៨៧៦.៧០៥	១៥.៧២៧.២៥៥	១៥.៨១៦.៩៥៦	៣.២២០.៥៩៥	៣.១៨២.៧៩៣	១២.៨៩៨.៤៨៣	១២.៩៨៥.៧៩៥
ប្រាក់បញ្ញើសន្សំ	៤០.៥៨២	២៨.៣៥៥	១៦២.៥៣១	១១៥.៦៨៨	៣៣.០០៨	២៤.៤៦៤	១៣២.១៩៧	៩៩.៨១៣
គណនីច្រឡំ	២៩.៨៤២	៤.៥៦១	១១៩.៥១៧	១៨.៦០៩	២៩.៨៤២	៤.៥៦១	១១៩.៥១៧	១៨.៦០៩
ប្រាក់បញ្ញើរបស់អតិថិជន៖								
ប្រាក់បញ្ញើមានកាលកំណត់	៤៦.៨៧២.០២៣	៥៥.០៥៣.៦៦៦	១៨៧.៧២២.៤៥១	២២៤.៦១៨.៩៥៧	៤៣.៨៥១.៩១៤	៥៤.០៤០.៧២១	១៧៥.៦២៦.៩១៦	២២០.៤៨៦.១៤២
ប្រាក់បញ្ញើសន្សំ	៧.៧៥៤.៥៧៦	៦.១៣៧.៤២០	៣១.០៧៣.០៩៧	២៥.០៤០.៦៧៤	៧.៥២៩.៣៨៩	៥.៩៦២.៦៦៦	៣០.១៥៥.២០៣	២៤.៣២៧.៦៧៧
គណនីច្រឡំ	៣.៨៤១.៦២៨	២.៣៨៣.១១៨	១៥.៣៨៥.៧២០	៩.៧២៣.១២២	៣.៨៤១.១៦៩	២.៣៨២.៧២៦	១៥.៣៨៥.៧២០	៩.៧២១.៥២៣
ប្រាក់កម្ចី	៩.៦៤០.៣២២	១៥.០០៤.៦៩២	៣៨.៦០៩.៤៩០	៦១.២១៩.១៤៣	៩.៤៣១.៨២៤	១៤.៧៤១.៨២៣	៣៧.៧៧៤.៤៥៥	៦០.១៤៦.៦៣៨
បំណុលបន្ទាប់បន្សំ	៥.២៥០.៤៩៦	២.៣៣៥.៩៧៨	២១.០២៨.២៣៨	៩.៥៣០.៧៩០	៣.៧៦៧.២១៩	២.៣៣៥.៩៧៨	១៥.០៨៧.៧១២	៩.៥៣០.៧៩០
មូលបត្របំណុល	២.១៤៨.៦២១	-	៨.៦០៥.២២៥	-	៣.៦៣៦.៨៦១	-	១៤.៥៦៥.៦២៨	-
ចំណាយការប្រាក់លើភតិសន្យា	៥៣០.១០៣	៥១៦.៣៥៩	២.១២៣.០៦៣	២.១០៦.៧៤៥	៤៨៤.២៦២	៤៨២.០៦៣	១.៩៣៩.៤៦៩	១.៩៦៦.៨១៧
	៨០.០៣៩.០៩៨	៨៥.៣៤០.៨៥៤	៣២០.៥៥០.៦៨៧	៣៤៤.១៩០.៦៨៤	៧៥.៨២៦.០៨៣	៨៣.១៥៧.៧៩៥	៣០៣.៦៨៣.៤៦២	៣៣៩.២៨៣.៨០៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣១. ចំណូលកម្រៃ និងជើងសា

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃពីម៉ាស៊ីនអេឌីអ៊ីម	៦.៩២២.៤១៣	៦.៣៧៤.១៣៧	២៧.៧៦៧.៤០៣	២៥.៩៩៧.២៤៦	៦.៤៤៩.៧៣៣	៦.៣៥៤.០៥២	២៧.៦៣៤.៧១៩	២៥.៤៩៩.១១៦
កម្រៃជើងសា	៥.៧១៤.៧១៧	៥.៥៣៧.៧២៦	២២.៩៣៧.៧៧៤	២២.៥៧១.៧៧១	៥.៦២៥.៦០១	៥.៤៦៨.១៩១	២២.៥៦៤.២៤៦	២២.២៨៤.៣៤៧
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	២.៧២៤.៥២៧	៣.១៣៦.៣៣៧	១០.៩២៤.០៧៤	១២.៧៨៣.៧១០	២.៦៧៣.៩០៥	៣.០៩៧.៧៤៥	១០.៧២៥.០៣៣	១២.៦២៦.៤០៩
កម្រៃពីការបណ្តុះបណ្តាល	២.៧២៩.២៨២	២.២៥៤.១៩៤	១០.៩៤៧.១៥០	៩.១៨៤.០៩៥	៣០.០២៤	៣០.០០៧	១២០.៤២៦	១២២.៣០៩
កម្រៃពីសេវាប្រាក់បញ្ញើ	៤០២.៥២៤	២៩៩.៩៣៩	១.៦១៤.៥៤០	១.២២២.៥៥១	៣១៩.៦៨២	២៣០.៩១៧	១.២៨២.២៤៥	៩៤១.២១៤
កម្រៃពីការធានា	៤៣៥.១៣០	៤៤៩.៣៧៧	១.៧៤៥.៣០៦	១.៨៣១.៦៦១	៤៣២.៨៦៤	៤៤៧.៦៧១	១.៧៣៦.២៣៤	១.៨២៤.៧០៧
កម្រៃផ្សេងៗ	៣.៤៧៧.៥១២	២.១៣៧.៥៤៣	១៥.៥៥២.៧០១	៤.៧១២.៦២៥	៣.២៧៩.៦៩៩	២.០០០.៥៤០	១៣.១៥៤.៨៧២	៤.១៥៤.១៩៩
	២២.៨១០.៥០៩	២០.១៩៣.២៥៣	៩១.៤៩២.៩៥២	៨២.៣០៧.៦៩៩	១៩.២៥១.៥១២	១៧.៦២៩.១២៣	៧៧.២១៧.៤១៥	៧១.៤៥៦.៣០៥

កម្រៃជើងសាពីការទូទាត់ ចំនួន ៨.៣៦១.៥០០ រៀល (សមមូលនឹង ២.០៨៥ ដុល្លារអាមេរិក) និង ១២.៩១៤ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ត្រូវបានទទួលស្គាល់សម្រាប់ដំណាច់ការិយវិធាន ៦ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ៦.៧៤៤.៥០០ រៀល (សមមូលនឹង ១.៦៥៥ ដុល្លារ អាមេរិក) និង ៩.០៦១ ដុល្លារអាមេរិក រៀងគ្នា) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣១. ចំណូលកម្រៃ និងជើងសារ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃពីម៉ាស៊ីនអេធីអ៊ីម	៣.៥៦២.២៨០	២.៩២៩.២០៥	១៤.២៦៦.៩៣១	១១.៩៥១.១៥៦	៣.៥៤៤.៦២៣	២.៩១៨.០៨១	១៤.១៩៦.២១៥	១១.៩០៥.៧៧០
កម្រៃជើងសារ	២.៩៣០.០៨៤	២.៧២៦.១១៤	១១.៧៣៤.៩៨៦	១១.១២២.៥៦១	២.៨៨០.២៧២	២.៦៩០.០៨៥	១១.៥៣៥.៤៨៩	១០.៩៧៥.៥៤៧
កម្រៃជើងសារ បានពីភ្នាក់ងារធានារ៉ាប់រង	១.២៣១.៨៨៧	១.៤៩៦.៩០៧	៤.៩៣៣.៧០៧	៦.១០៧.៣៤១	១.២០៤.២៩៩	១.៤៧៧.៩៨៨	៤.៨២៣.២១៧	៦.០៣០.១៩១
កម្រៃពីការបណ្តុះបណ្តាល	១.២៧២.៦៦២	១.១២២.៧៣១	៥.០៩៧.០១១	៤.៥៨០.៧៤២	១៥.០០៥	១៤.៩៩៤	៦០.០៩៥	៦១.១៩២
កម្រៃពីសេវាប្រាក់បញ្ញើ	៨៩.៤៩៦	៨១.៥០១	៣៥៨.៤៣១	៣៣២.៥២៤	៦២.៤៨៨	៦២.៤៣៦	២៥០.២៦៤	២៥៤.៧៣៩
កម្រៃពីការធានា	២៧០.៣៤៥	២៥១.០២៥	១.០៨២.៧៣២	១.០២៤.១៨២	២៦៨.១២២	២៥០.០៦១	១.០៧៣.៨២៩	១.០២០.២៤៩
កម្រៃផ្សេងៗ	១.៦៦៦.៨៨២	៧២៩.៤៩៣	៦.៦៧៥.៨៦៤	២.៩៧៦.៣៣២	១.៥១៧.០២៧	៧០៩.០៩២	៦.០៧៥.៦៩៤	២.៨៩៣.០៩៥
	១១.០២៣.៦៣៦	៩.៣៣៦.៩៨០	៤៤.១៤៩.៦៦២	៣៨.០៩៤.៨៧៨	៩.៤៩១.៨៣៦	៨.១២២.៧៤១	៣៨.០១៤.៨០៣	៣៣.១៤០.៧៨៣

កម្រៃជើងសារពីការទូទាត់ ចំនួន ៦.៩៥៥.៦០០ រៀល (សមមូលនឹង ១.៧៣៧ ដុល្លារអាមេរិក) និង ១២.៤២៥ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ត្រូវបានទទួលស្គាល់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ៥.០៦៤.៩០០ រៀល (សមមូលនឹង ១.២៤១ ដុល្លារ អាមេរិក) និង ៨.១៤៥ ដុល្លារអាមេរិក រៀងគ្នា) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣២. ចំណូលផ្សេងៗ-សុទ្ធ

ចំណេញពីការប្តូររូបិយប័ណ្ណរទេះស-សុទ្ធ
ខាតបង់ប្តូរសុទ្ធពីសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់
ចំណេញពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារ និងគតិសន្យា
ចំណូលភាគលាភ
ចំណូលផ្សេងៗ

សម្ព័ន្ធធនាគារ				ធនាគារ			
សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៦ខែ បានបញ្ចប់			
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
១៣.៧៦០.២៤៩ (១.៤៣៩.៨៨៥)	១០.១៦៤.៦១៦ -	៥៥.១៩២.៣៥៩ (៥.៧៧៥.៣៧៩)	៤១.៤៣០.៩៧៥ -	១៣.៦៧៥.១៦៧ -	១០.១០៧.២៧០ -	៥៤.៨៥១.០៩៥ -	៤១.១៩៧.២៣៣ -
៧៥.៦៤៨	៣៨២.៩៨៦	៣០៣.៤២៤	១.៥៦១.០៥១	៨៥.៥០៩	៣៧៩.៨៥៥	៣៤២.៩៧៧	១.៥៤៨.២៨៩
៥២៧	៤៦៥	២.១១៤	១.៨៩៥	៥២៧	៤៦៥	២.១១៤	១.៨៩៥
៤៣៤.៦៣៤	៦១៥.៩០០	១.៧៤៣.៣១៧	២.៥១០.៤០៨	១៧៤.២៧៧	២៤១.៥៩៦	៦៩៩.០២៤	៩៨៤.៧៤៥
១២.៨៣១.១៧៣	១១.១៦៣.៩៦៧	៥១.៤៦៥.៨៣៥	៤៥.៥០៤.៣២៩	១៣.៩៣៥.៤៨០	១០.៧២៩.១៨៦	៥៥.៨៩៥.២១០	៤៣.៧៣២.១៦២

សម្ព័ន្ធធនាគារ				ធនាគារ			
សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ខែ បានបញ្ចប់			
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
៦.៦៤៣.២១០ (១.៣២១.៤១៨)	៤.៩៣៥.៨៨៤ -	២៦.៦០៦.០៥៦ (៥.២៩២.២៧៩)	២០.១៣៨.៤០៧ -	៦.៥៩៩.៣៦២ -	៤.៩០៥.៧០១ -	២៦.៤៣០.៤៤៥ -	២០.០១៥.២៦០ -
៨៤.៤១៥	១៤៥.៧៨០	៣៣៨.០៨២	៥៩៤.៧៨២	៨៨.៨៤១	១៤២.៣៥៤	៣៥៥.៨០៨	៥៨០.៨០៤
២៦៣	២៣២	១.០៥៣	៩៤៧	២៦៣	២៣២	១.០៥៣	៩៤៧
១៨៥.៦៦០	៣៥២.៨៩៨	៧៤៣.៥៦៩	១.៤៣៩.៨២៤	១០១.២៧៧	១៤៦.៦២០	៤០៥.៦១៥	៥៩៨.២១០
៥.៥៩២.១៣០	៥.៤៣៤.៧៩៤	២២.៣៩២.៤៨១	២២.១៧៣.៩៦០	៦.៧៨៩.៧៤៣	៥.១៩៤.៩០៧	២៧.១៩២.៩២១	២១.១៩៥.២២១

ចំណេញពីការប្តូររូបិយប័ណ្ណរទេះស-សុទ្ធ
ខាតបង់ប្តូរសុទ្ធពីសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់
ចំណេញពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារ និងគតិសន្យា
ចំណូលភាគលាភ
ចំណូលផ្សេងៗ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៣. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បៀវត្ស និង ប្រាក់ឈ្នួល	៤៤.៥៥៦.១៣៤	៤០.៤៨៣.៣៤៩	៣៣៩.១៥៤.៦៥៣	៣២៩.៦៨០.៥៣១	៤០.២៦៤.៦៩១	៧៧.០៥៤.៧៦៦	៣២១.៩៤១.៦៧៦	៣១៤.០៩១.៥៣០
ចំណាយរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៥)	១៤.១៩៤.៦០៧	១២.៤៥៥.៩២២	៥៦.៩៣៤.៥៦៩	៥០.៧៧០.៣៣៨	១៣.១១២.២៣៧	១១.៥៦៣.២១៩	៥២.៥៩៣.១៨៣	៤៧.១៣១.៦៤១
ចំណាយអត្ថប្រយោជន៍និយោជិតផ្សេងៗ	១២.១២១.៩៧២	៧.០៤៨.៣៦១	៤៨.៦២១.២៣០	២៤.៧២៩.១១៩	១១.៤៧៦.៣៧៤	៦.៤៩២.៥៩៧	៤៦.០៣១.៧៣៦	២៦.៤៦៣.៤២៥
ចំណាយជួសជុល និង ថែទាំ	៦.៤៩៩.៧១៦	៧.២២០.៧៥១	២៧.៦៧៤.៧៦១	២៩.៤៣១.៧៨១	៦.៤៨៧.៤៥៥	៧.០០៧.១៧២	២៦.០២១.១៨២	២៨.៥៦១.២៣៣
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១៧)	៦.៥៣៣.១៧៤	៦.៣៦៤.៧៩០	២៦.២០៤.៥៦១	២៥.៩៤២.៤៨៤	៦.២៧៥.៥៤៨	៦.១៣៧.៤៣៣	២៥.១៧១.២២៣	២៥.០១៧.៤០៧
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ (កំណត់សម្គាល់ ២៧ (ក))	៥.០៨០.៥៥៧	៥.២៣៦.៧៨៨	២០.៣៧៨.១១៤	២១.៣៤៥.១៤៨	៤.៩៨៥.៩២៩	៥.១៤៧.៣៤៦	១៩.៩៩៨.៥៦១	២០.៩៨០.៥៨២
ចំណាយទឹកភ្លើង	៣.២៤១.៩៨២	៣.៣១០.៧០៥	១៣.០០៣.៥៩០	១៣.៤៩៤.៤៣៤	៣.០២៤.០៤៨	៣.០៨៥.៥១១	១២.១៤៥.៥០១	១២.៩៧៦.៥៤៣
ចំណាយបរិក្ខារការិយាល័យ	៣.២១១.៧៩៤	២.៩១៣.៤៣២	១២.៨៨២.៥០៦	១១.៨៧៥.១៤៩	២.៩៥៨.៣៣៧	២.៦៩៩.៣៣៥	១១.៨៦៥.៤៩០	១១.០០២.៤៨៩
ចំណាយរំលស់លើទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៦)	៣.០១៥.១៦២	១.៣៧១.២២៧	១២.០៩៣.៤១៥	៥.៥៨៩.១២១	២.៨២២.៥៨៥	១.២៤១.៦៦៧	១១.៣២១.៣៨៨	៥.២២៤.០៧៥
ចំណាយទំនាក់ទំនង	២.៤២២.៤០៤	២.៤៩៣.១៥៦	៩.៧១៧.៨៦៧	១០.១៦២.១០៤	២.០៥៤.២៤១	១.៤៨៤.៨៦៨	៨.២៣៩.៥៦១	៧.៥៣៥.៩៨៦
ចំណាយការធ្វើដំណើរ	១.១៦១.៣២៩	១.៣៩៧.៦៩០	៤.៦៥៤.០៩១	៥.៦៩៦.៩៨៤	៩៨០.៩៧៦	១.២០៩.៤៩៦	៣.៩៣៤.៦៩៥	៤.៩៣១.៥៣៦
ចំណាយកម្រៃអាជ្ញាបណ្ណ	៦៦២.៣០២	៥៩៨.៤៤៣	២.៤៥៥.៩៤៣	២.៤៣៩.២៥៤	៥៩៧.២៩៧	៥៨៤.៦៧៤	២.៣៩៥.៧៥៨	២.៣៨៣.១៣១
(ការកាត់ត្រាត្រឡប់)/ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ (កំណត់សម្គាល់ ២៧ (គ))	(១៤៣.៤១៦)	៤០២.៤៤៨	(៥៧៥.២៤២)	៣.២៧០.៧៧៨	(១៦៤.៦៧៩)	៧៧៩.១១៣	(៦៦០.៥២៧)	៣.១៧៥.៦៦៥
ចំណាយផ្សេងៗ (*)	១២.០៤៣.៦៣៧	១១.៤៣៧.៣២៣	៤៨.៣០៧.០២៧	៤៦.៦១៨.៥២៨	១០.៧២១.០៩៩	៩.៧៧៧.៩៤៥	៤៣.០០២.៣២៦	៣៩.៤៥៤.៩០៥
	១៥៤.៩៥១.៧៥៤	១៤៣.៥៣៤.៣៨៥	៦២១.៥១១.៤៨៥	៥៨៥.០៤៦.១៥៣	១៤៥.៦០០.១៣៨	១៣៤.៦៧៣.៩៤២	៥៨៤.០០២.១៩៣	៥៤៤.៩៣០.៩៨៨

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ប្រាក់បៀវត្ស និងប្រាក់ឈ្នួលចំនួន ២៦.៥៥០ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ២៥.៧៤៨ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការជាភ្នាក់ងារទូទាត់សាច់ប្រាក់។ ចំណាយខាងលើរួមមានការចំណាយសម្រាប់ ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ហើយទាក់ទិននឹងសម្ភារធុត់ផ្គង់ការិយាល័យ ចំនួន ២០៧ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ៨៤៦ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៦.៤៤១ ដុល្លារអាមេរិក (២៥.៨៣៣.៣៣៣ រៀល) (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ៖ សម្ភារធុត់ផ្គង់ការិយាល័យចំនួន ៣២៩ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ៧៤០ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៦.៣៣៨ ដុល្លារអាមេរិក (២៥.៨៣៣.៣៣៣ រៀល))។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៣. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ប្រាក់បៀវត្ស និងប្រាក់ឈ្នួល ចំនួន ១៥.៥៥៥ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ១៧.៣២៩ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច។ ចំណាយខាងលើរួមមានការចំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច ហើយទាក់ទិននឹងសម្ភារឆ្គងកិច្ចការិយាល័យ ចំនួន ៤២ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ៣.៤១៥ ដុល្លារអាមេរិក កម្រៃសមាជិកភាពចំនួន ៥.៦៥១ ដុល្លារអាមេរិក (២២.៦៦៦.៦៦៧ រៀល) ចំណាយទិញផ្ទៃដីចូលឆ្នាំប្រពៃណីខ្មែរ ជួនផ្សារមូលបត្រកម្ពុជា និងនិយ័តកម្មមូលបត្រកម្ពុជាចំនួន ២៤០ ដុល្លារអាមេរិក(ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤៖ សម្ភារឆ្គងកិច្ចការិយាល័យចំនួន ១៤៣ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ៣.៤៤២ ដុល្លារអាមេរិក កម្រៃសមាជិកភាពចំនួន ៥.២៤៨ ដុល្លារអាមេរិក (២១.៣៨៨.៩០០ រៀល) ចំណាយភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ចចំនួន ២៩៤ ដុល្លារអាមេរិក (១.២០០.០០០ រៀល) សេវាថែទាំនិងគាំទ្រប្រព័ន្ធសេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ចប្រចាំឆ្នាំចំនួន ៣.៨៥០ ដុល្លារអាមេរិក និងចំណាយសម្រាប់ទស្សនកិច្ចរបស់ផ្សារមូលបត្រកម្ពុជា ចំនួន ៧៦ ដុល្លារអាមេរិក។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៣. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៤១.០៥១.៥០៥	៣៩.៤៤៣.៩០៩	១៦៤.៤១១.២៧៤	១៦០.៩៣១.១៤៩	៣៤.៩៣១.១៩៣	៣៧.៥៦៧.១៦៩	១៥៥.៩១៩.៤២៤	១៥៣.២៧៤.០៥០
ចំណាយអត្ថប្រយោជន៍និយោជិតផ្សេងៗ	៧.៥៩០.៥៦៤	៣.៧៣៦.៩៦៨	៣០.៤០០.២០៩	១៥.២៤៦.៨២៩	៧.១៤៧.៤៦៤	៣.២៨៥.៧៦២	២៨.៦២៥.៥៩៣	១៣.៤០៥.៩០៩
ចំណាយរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	៧.២១១.៤៥៦	៦.៣០១.៣៨៣	២៩.០៨៣.៧៣៣	២៥.៧០៩.៦៤៣	៦.៧០៧.៦៨៩	៥.៨៥៤.៩៩០	២៦.៨៦៤.២៩៤	២៣.៨៨៨.៣៥៩
ចំណាយជួសជុល និងថែទាំ	៣.៥៧៣.៣៧៤	៣.៣៧៣.៥០២	១៤.៣១១.៣៦៣	១៣.៧៦៣.៨៨៨	៣.៣៥៧.៦៣៨	៣.២៥៥.៨២៥	១៣.៤៤៧.៣៤០	១៣.២៨៣.៧៦៦
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១៧)	៣.៣២៣.០០៩	៣.១៩០.២៩៣	១៣.៣០៨.៦៥១	១៣.០១៦.៣៥៥	៣.១៩០.៤៨៣	៣.០៧៩.១៤៨	១២.៧៧៧.៨៨៤	១២.៥៦២.៩២៤
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ (កំណត់សម្គាល់ ២៧ (ក))	២.៦២៨.៥៤៤	៣.០០៩.៩២០	១០.៥២៧.៤៧៩	១២.២៨០.៤៧៤	២.៥៧៨.០៦១	២.៩៥៨.៩៣១	១០.៣២៥.១៣៤	១២.០៧២.៤៣៨
ចំណាយទឹកភ្លើង	១.៧៨៤.៩៧៧	១.៧៧១.២៣៣	៧.១៦៤.៨៥៣	៧.២២៦.៦៣១	១.៦៧១.៥០៤	១.៦៣៨.៨១០	៦.៦៩៤.៣៧៤	៦.៦៨៦.៣៤៥
ចំណាយបរិក្ខារការិយាល័យ	១.៥៦២.១២៤	១.៣៨៨.៨៨៦	៦.២៥៦.៣០៧	៥.៦៦៦.៦៥៥	១.៤១៨.០៤៦	១.២៨៤.៧៨៥	៥.៦៧៩.២៧៤	៥.២៤១.៩២៣
ចំណាយរំលស់លើទ្រព្យសកម្មអរូបី	១.៥៣៣.៨២៥	៦៩១.២២៨	៦.១៤២.៩៦៩	២.៨២០.២១០	១.៤៣៥.៣៨០	៦៤៤.៥៦៨	៥.៧៤៨.៦៩៧	២.៦២៩.៨៣៧
ចំណាយទំនាក់ទំនង	១.២៤៥.០១៩	១.២៤០.៧០៧	៤.៩៨៦.៣០១	៥.០៦២.០៨៥	១.០៧៨.៩១៤	៨៩៣.៦៥២	៤.៣២១.០៥១	៣.៦៤៦.១០០
ចំណាយការធ្វើដំណើរ	៦១៦.៩៨៨	៦៦៩.៧២៤	២.៤៧១.០៣៧	២.៧៣២.៤៧៤	៥១៧.៣៦៨	៥៧៥.៦៨៣	២.០៧២.០៥៩	២.៣៤៨.៧៨៧
ចំណាយកម្រៃអាជ្ញាបណ្ណ	៣០៧.៨៣៩	២៩៨.៨១៨	១.២៣២.៨៩៥	១.២១៩.១៧៧	៣០០.៥៨០	២៩១.៩៤០	១.២០៣.៨២៣	១.១៩១.១១៥
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ (កំណត់សម្គាល់ ២៧ (គ))	១៦.០៨០	២៩៤.៥៤០	៦៤.៤០០	១.២០១.៧២៣	-	២៧៨.៨៩៣	-	១.១៣៧.៨៨៣
ចំណាយផ្សេងៗ (*)	៦.៩១៥.៥៨២	៧.០៧៩.៦៣៧	២៧.៦៩៦.៩០៦	២៨.៨៨៤.៩១៩	៦.១៥៨.៩៧៩	៦.២១៩.២៤៥	២៤.៦៦៦.៧១១	២៥.៣៧៤.៥២០
	៧៩.៤១៥.៣២៦	៧២.៤៩០.៧៤៨	៣១៨.០៥៨.៣៨១	២៩៥.៧៦២.២៥២	៧៤.៤៩៣.២៩៩	៦៧.៨២៩.៤០១	២៩៨.៣៤៥.៦៦២	២៧៦.៧៤៣.៩៥០

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ប្រាក់បៀវត្ស និងប្រាក់ឈ្នួលចំនួន ១៣.៣៥៨ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ១២.៩៧៣ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការជាភ្នាក់ងារទូទាត់សាច់ប្រាក់។ ចំណាយខាងលើរួមមានការចំណាយសម្រាប់ ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ហើយទាក់ទិននឹងសម្ភារឆ្គត់ផ្គង់ការិយាល័យ ចំនួន ៨៤ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារពាក់ចំនួន ៥៧១ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៣.២២៥ ដុល្លារអាមេរិក (១២.៩១៦.៦៦៧ រៀល) (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ សម្ភារឆ្គត់ផ្គង់ការិយាល័យចំនួន ១៥៦ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារពាក់ចំនួន ៣៦៧ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៣.១៦៥ ដុល្លារអាមេរិក (១២.៩១៦.៦៦៧ រៀល)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៣. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ប្រាក់បៀវត្ស និងប្រាក់ឈ្នួលចំនួន ៧.៨១២ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ ៨.៧៤៩ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច។ ចំណាយខាងលើរួមមានការចំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច ហើយទាក់ទិននឹងសម្ភារធុត់ផ្គង់ការិយាល័យ ចំនួន ១៨ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ១.៧២៨ ដុល្លារអាមេរិក កម្រៃសមាជិកភាពចំនួន ២.៨៣០ ដុល្លារអាមេរិក (១១.៣៣៣.៣៣៣ រៀល) ចំណាយទិញផ្លែឈើចូលឆ្នាំប្រពៃណីខ្មែរ ជូនផ្សារមូលបត្រកម្ពុជា និងនិយ័តកម្មមូលបត្រកម្ពុជា ចំនួន ២៤០ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៖ សម្ភារធុត់ផ្គង់ការិយាល័យចំនួន ៤១ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ១.៧២១ ដុល្លារអាមេរិក កម្រៃសមាជិកភាពចំនួន ២.៥៨៧ ដុល្លារអាមេរិក (១០.៥៥៥.៦០០ រៀល) ចំណាយភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ច ចំនួន ១៤៧ ដុល្លារអាមេរិក (៦០០.០០០ រៀល) ។ សេវាថែទាំនិងគាំទ្រប្រព័ន្ធសេវារក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ និងបរិយាកាសកិច្ចប្រចាំឆ្នាំចំនួន ១.៩២៥ ដុល្លារអាមេរិក និងចំណាយសម្រាប់ទស្សនកិច្ចរបស់ផ្សារមូលបត្រកម្ពុជា ចំនួន ៧៦ ដុល្លារអាមេរិក។

(*) នេះរួមបញ្ចូលកម្រៃដែលបានចំណាយ ឬ ត្រូវបង់ទៅឱ្យក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd. និង PricewaterhouseCoopers (Lao) Sole Company Limited៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែបានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល (កំណត់ សម្គាល់ ៥)
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់ សម្គាល់ ៥)
ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុតាមច្បាប់	១៣៣.៦៣៦	១៤២.៧០០	៥៣៦.០១៤	៥៨១.៦៤៥	១២៦.០០០	១២៦.០០០	៥០៥.៣៨៦	៥១៣.៥៧៦
សេវាកម្ម Assurance ផ្សេងៗ	-	-	-	-	-	-	-	-
សេវាកម្មពន្ធ	-	-	-	-	-	-	-	-
សេវាកម្មផ្សេងៗ	៥.៤៥៥	-	២១.៨៨០	-	៥.៤៥៥	-	២១.៨៨០	-
សរុប	១៣៩.០៩១	១៤២.៧០០	៥៥៧.៨៩៤	៥៨១.៦៤៥	១៣១.៤៥៥	១២៦.០០០	៥២៧.២៦៦	៥១៣.៥៧៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៣. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ការធ្វើសន្យាឱ្យលើរបាយការណ៍ហិរញ្ញវត្ថុតាមច្បាប់	៦៦.៨១៤	៦៧.២០០	២៦៧.៦០៦	២៧៤.១៧៦	៦៣.០០០	៦៣.០០០	២៥២.៣១៥	២៥៧.០៤០
សេវាកម្ម Assurance ផ្សេងៗ	-	-	-	-	-	-	-	-
សេវាកម្មពន្ធ	-	-	-	-	-	-	-	-
សេវាកម្មផ្សេងៗ	-	-	-	-	-	-	-	-
សរុប	៦៦.៨១៤	៦៧.២០០	២៦៧.៦០៦	២៧៤.១៧៦	៦៣.០០០	៦៣.០០០	២៥២.៣១៥	២៥៧.០៤០

៣៤. សារពើពន្ធ

(ក) បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ	១៥.៥៧៧.៦២១	១៦.៣៩៥.៧៦០	៦២.៤៦៦.២៦០	៦៥.៩៩២.៩៣៤	១៤.៤០០.៥៧៥	១៤.៤៩៣.៧០៦	៥៧.៧៤៦.៣០៦	៥៩.៩៤៧.១៦៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៤. សារពើពន្ធ (ត)

(ក) បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៦.៣៩៥.៧៦០	៣.៧៩១.៥១៦	៦៥.៩៩២.៩៣៤	១៥.៤៨៤.៣៤៣	១៤.៨៩៣.៧០៦	២.៣១៩.០៨០	៥៩.៩៤៧.១៦៧	៩.៤៧៣.៤៤២
ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	១៩.៥០៩.៩៨០	៤.៨២១.៣៧៣	៧៤.២៥៤.៥៣០	៣៥.៩៥៥.៩១៦	១៨.៣២០.១១០	៧.៩១៩.៧២៤	៧៣.៤៨១.៩៦១	៣២.២៨០.៤១១
ពន្ធលើប្រាក់ចំណេញបានបង់	(២០.០៩៧.០០៥)	(៦.៨៣៤.៦១០)	(៤០.៦០៩.៣២៤)	(២៧.៨៧៤.១៧៤)	(១៨.៨១៣.២៤១)	(៥.៧១៤.០៣៥)	(៧៥.៤៥៩.៩១០)	(២៣.៣០៦.៧១១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៣១.០៥៤)	-	(៩២៦.៧៥៤)	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២៤៥.១១៤)	១៦២.២០២	-	-	(២២២.៩១២)	១៣២.៨៣៥
នាចុងការិយបរិច្ឆេទ	១៥.៥៧៧.៦២១	៥.៧៧៤.២៧៩	៦២.៤៦៦.២៦០	២៣.៧៣២.២៨៧	១៤.៤០០.៥៧៥	៤.៥២០.៧៧៣	៥៧.៧៤៦.៣០៦	១៨.៥៨០.៣៧៧

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៧.៩៤៣.៦៣៣	៣.៤២០.៤៦៤	៣១.៧៧៤.៥៣២	១៣.៨២២.១១១	៧.០៦៧.៩៩២	២.៥៧៦.៨៦២	២៨.២៧១.៩៦៤	១០.៤១៣.០៩៩
ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	១០.០៥៣.១៨៤	៤.៣៩១.៨៦៦	៤០.២៦៣.០០២	១៧.៩១៤.៨១៣	៩.៤២៦.០៩១	៤.០០៦.២០៨	៣៧.៧៩១.៤៩៤	១៦.៣៤៥.៣២៩
ពន្ធលើប្រាក់ចំណេញបានបង់	(២.១៨៥.៤៦១)	(២.០៣៤.០៥៥)	(៤.៧៥២.៧៧១)	(៤.៣១៥.២៦៤)	(២.០៩៣.៥០៤)	(២.០៦២.២៩៧)	(៤.៣៨៤.៥០០)	(៤.៤១៤.១៧២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៣៣.៧៣៥)	-	(៩៣៦.១០៩)	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	១១៧.៦០៦	៣០៦.៦២៧	-	-	១០៧.៣៤៤	២៣៦.១២១
នាចុងការិយបរិច្ឆេទ	១៥.៥៧៧.៦២១	៥.៧៧៤.២៧៩	៦២.៤៦៦.២៦០	២៣.៧៣២.២៨៧	១៤.៤០០.៥៧៥	៤.៥២០.៧៧៣	៥៧.៧៤៦.៣០៦	១៨.៥៨០.៣៧៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៤. សារពើពន្ធ (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញក្នុងការិយធានី ចំណាយពន្ធពន្យារ	១៩.៥០៩.៩៤០	៤.៤២១.៣៧៣	៧៤.២៥៤.៥៣០	៣៥.៩៥៥.៩១៦	១៤.៣២០.១១០	៧.៩១៩.៧២៤	៧៣.៤៤១.៩៦១	៣២.២៤០.៤១១
	៣.៦១២.០៤៩	៥.៥២៦.៥៧០	១៤.៤៤៧.៩២៤	២២.៥២៦.៣០០	៣.៩២២.៣២៩	៥.១៧៤.០០៦	១៥.៧៣២.៤៦២	២១.១០៥.៥៥៣
	២៣.១២២.០២៩	១៤.៣៤៧.៩៤៣	៩២.៧៤២.៤៥៤	៥៨.៤៨២.២១៦	២២.២៤២.៤៣៩	១៣.០៩៣.៧៣៤	៨៩.២១៤.៤២៣	៥៣.៣៤៦.៣៦៤

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយធានី ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញក្នុងការិយធានី ចំណាយពន្ធពន្យារ	១០.០៥៣.១៤៤	៤.៣៩១.៤៦៦	៤០.២៦៣.០០២	១៧.៩១៤.៤១៣	៩.៤២៦.០៩១	៤.០០៦.២០៤	៣៧.៧៥១.៤៩៤	១៦.៣៤៥.៣២៩
	២.៥៥៥.៥៦៣	៣.៣៧៦.៤៣១	១០.២៣៥.០៣០	១៣.៧៧៧.៤៧១	២.៧៩៧.៤៦៣	៣.១១៤.០៧១	១១.២០៣.៤៤០	១២.៧២១.៧២៩
	១២.៦០៨.៧៤៧	៧.៧៦៧.៨៩៧	៥០.៤៩៨.០៣២	៣១.៦៩១.៨៨៤	១២.២២៣.៥៥៤	៧.១២០.២៧៥	៤៨.៩៥៥.៩៣៤	២៩.០៦៧.០៥៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៤. សារពើពន្ធ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធីធ្វើទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធីធ្វើទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	១១៣.៦២០.៤៩៧	៦៩.៣៩៩.២៧១	៤៥៥.៧៣១.៨១៤	២៨២.៨៧១.៤២៩	១១១.០៨០.៨៤៩	៦៣.៨២២.៦១៣	៤៤៥.៥៤៥.២៨៦	២៦០.១៤០.៩៧០
ពន្ធត្រូវបានគណនាតាមអត្រាពន្ធក្នុងប្រទេស ដែលអនុវត្តចំពោះ								
ប្រាក់ចំណេញជាប់ពន្ធនៅក្នុងប្រទេសរៀងៗខ្លួន	២២.៦៧១.៩១៤	១៣.៩៥១.៤៧១	៩០.៩៣៧.០៤៧	៥៦.៨៦៦.១៩៦	២២.២១៦.១៧០	១២.៧៦៤.៥២៣	៨៩.១០៩.០៥៨	៥២.០២៨.១៩៦
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	៥៦៩.៣៩៨	១៤២.៦៣៤	២.២៨៣.៨៥៤	៥៤១.៣៧៦	២៨៦.១០១	១៤០.១៧០	១.១៤៧.៥៥១	៥៧១.៣៣៣
ការទទួលស្គាល់ពន្ធពន្យារដែលមិនបានទទួលស្គាល់ពីមុន	(៣៤.០៣៧)	២២៦.៦៩០	(១៣៦.៥២២)	៩២៣.៩៨៨	(៥០.៣១១)	១៧៩.០៦១	(២០១.៧៩៧)	៧២៩.៨៥៣
និយ័តកម្មសម្រាប់ពន្ធបច្ចុប្បន្ន នៃការិយវិធីធ្វើទពីមុន	(៨៥.២៤៦)	២៦.២២៦	(៣៤១.៩២១)	១០៦.៨៩៧	(២០៩.៥២១)	១៣.៩៨០	(៨៤០.៣៨៩)	៥៦.៩៨២
ការមិនទទួលស្គាល់ខាតតាមពន្ធ	-	៩២២	-	៣.៧៥៩	-	-	-	-
	២៣.១២២.០២៩	១៤.៣៤៧.៩៤៣	៩២.៧៤២.៤៥៨	៥៨.៤៨២.២១៦	២២.២៤២.៤៣៩	១៣.០៩៧.៧៣៤	៨៩.២១៤.៤២៣	៥៣.៣៨៦.៣៦៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៤. សារពើពន្ធ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣០ ខែមិថុនា
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៦០.៣២០.១៧៤	៣៦.២៦២.៤៧២	២៤១.៥៨២.២៩៧	១៤៧.៩៥០.៨៨៥	៥៩.៩៣៦.៨៣៦	៣៣.៣០៧.៧៩១	២៤០.០៤៧.០២៩	១៣៥.៨៩៥.៧៨៦
ពន្ធត្រូវបានគណនាតាមអត្រាពន្ធក្នុងប្រទេស ដែលអនុវត្តចំពោះ								
ប្រាក់ចំណេញជាប់ពន្ធនៅក្នុងប្រទេសរៀងរៀងខ្លួន	១២.០៦៥.៤៤០	៧.៣១៤.២៨២	៤៨.៣២២.០៨៧	២៩.៨៥៨.៥៩០	១១.៩៨៧.៣៦៧	៦.៦៦១.៥៥៩	៤៨.០០៩.៤០៤	២៧.១៧៩.១៦១
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	៤៤៨.៣៧៧	៥៨.៦២៧	១.៧៩៥.៧៥០	២៣៩.១៩៨	១៨៩.៧៥៤	៩២.៣៤៧	៧៥៩.៩៦៥	៣៧៦.៧៧៦
ការទទួលស្គាល់ពន្ធពន្យារដែលមិនទទួលស្គាល់ពីមុន	៩៦.១៩៩	៤០២.៥១៩	៣៨៥.២៧៧	១.៦៤២.២៧៨	៤៧.៧០៣	៣៦៨.១៩៧	១៩១.០៥១	១.៥០២.២៤៤
និយ័តកម្មសម្រាប់ពន្ធបច្ចុប្បន្ន នៃការិយវិធីឆ្នេរពីមុន	(១.២៦៩)	(១១.៣២៤)	(៥.០៨២)	(៤៦.២១៤)	(១.២៧០)	២.១៧៦	(៥.០៨៦)	៨.៨៧៧
ការមិនទទួលស្គាល់ខាតតាមពន្ធ	-	៥៩៧	-	២.៤៣៦	-	-	-	-
	១២.៦០៨.៧៨៧	៧.៧៦៨.៦៩៧	៥០.៤៩៨.០៣២	៣១.៦៩៦.២៨៤	១២.២២៣.៥៥៤	៧.១២៤.២៧៩	៤៨.៩៥៥.៣៣៤	២៩.០៦៧.០៥៨

(ឃ) ការសន្មត់ និងការប៉ាន់ប្រមាណ ពន្ធមិនច្បាស់លាស់

ពន្ធត្រូវបានគណនាលើមូលដ្ឋាននៃការបកស្រាយលើបទប្បញ្ញត្តិពន្ធបច្ចុប្បន្ន ដែលបានអនុម័តនាការិយវិធីឆ្នេរនៃរបាយការណ៍។ អ្នកគ្រប់គ្រងវាយតម្លៃជាប្រចាំលើស្ថានភាពនៃប្រកាសពន្ធដែលស្របជាមួយបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលត្រូវបានបកស្រាយ ។ ច្បាប់នេះបង្កើតនូវបទប្បញ្ញត្តិដែលសមស្រប លើមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលបានរំពឹងទុកថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមកាលកំណត់ ហើយការកំណត់នៃបំណុលពន្ធនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយ នៃបញ្ហាទាំងនេះខុសគ្នាពីចំនួនទឹកប្រាក់ដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់បំណុលពន្ធ និងសមតុល្យក្នុងការិយវិធីឆ្នេរដែលការកំណត់ត្រូវបានធ្វើឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៥. ចំណេញក្នុងមួយភាគហ៊ុន

តារាងខាងក្រោមនេះបង្ហាញពីប្រាក់ចំណេញរបស់ធនាគារ ដែលប្រើប្រាស់ក្នុងការគណនាចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន និងចំណេញក្នុងមួយភាគហ៊ុនថយចុះ សម្រាប់រយៈពេលដែលបានបង្ហាញ៖

	សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៦ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធីឆ្នេរ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ	៩០.៤០៩.៥១១	៥៥.០៥៩.០០៤	៣៦២.៦៣២.៥៤៩	២២៤.៤២០.៥១៧	៤៧.៦៩០.២២២	២៤.៥១៤.៥៨០	១៩០.៩៩៩.៣៣៩	១១៦.៣៣៩.៤៨៥
ចំនួនភាគហ៊ុនគិតជាមធ្យម	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	០,២១	០,១៣	០,៨៤	០,៥២	០,១១	០,០៧	០,៤៤	០,២៧
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	០,២១	០,១៣	០,៨៤	០,៥២	០,១១	០,០៧	០,៤៤	០,២៧

ធនាគារ ពុំមានភាគហ៊ុនថយចុះជាសក្តានុពលគិតត្រឹមកាលបរិច្ឆេទនៃការាយការណ៍។ ដូច្នេះចំណេញក្នុងមួយភាគហ៊ុនថយចុះស្មើនឹងចំណេញមូលដ្ឋានក្នុងមួយភាគហ៊ុន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	៤៨៨.១២៤.០៨៦	៥១២.១៨៤.២៣៩	១.៩៥៧.៣៧៧.៥៨៥	២.១០៥.០៧៧.២២២	៤៧៨.០០៥.៤៣៥	៥០១.៥៧៦.២២៩	១.៩១៦.៨០១.៧៩៤	២.០៦១.៤៧៨.៣០១
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ៖								
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា៖								
គណនីចរន្ត	១.៤១០.២៩១.៣៥២	១.៣៦៤.៨៥៩.៤៤៥	៥.៦៥៥.២៦៨.៣២២	៥.៦០៩.៥៧២.៣១៩	១.៤១០.២៩១.៣៥២	១.៣៦៤.៨៥៩.៤៤៥	៥.៦៥៥.២៦៨.៣២២	៥.៦០៩.៥៧២.៣១៩
មូលបត្រប្រាក់បញ្ញើអាចរួញដូរបានដែលមានកាលកំណត់ បីខែ ឬតិចជាងបីខែ	៥៥.៧១៥.៣៥១	៤២០.០៩៤.៦១៧	២២៣.៤១៨.៥៥៨	១.៧២៦.៥៨៨.៨៧៦	៥៥.៧១៥.៣៥១	៤២០.០៩៤.៦១៧	២២៣.៤១៨.៥៥៨	១.៧២៦.៥៨៨.៨៧៦
សមតុល្យនៅធនាគារផ្សេងៗ៖								
គណនីចរន្ត	១២៥.២៣២.៨៤០	២៩០.៩៣៨.៥០៤	៥០២.១៨៣.៦៨៨	១.១៩៥.៧៥៧.២៥១	៦៣.៨៦០.៦៨៤	២៥៩.០៩៧.៨៧៩	២៥៦.០៨១.៣៤២	១.០៦៤.៨៩២.២៨៣
ប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលកំណត់ បីខែ ឬតិចជាងបីខែ	១.០៦៤.៤៥៦.១៣៨	១៩.៥៦០.៧២៥	៤.២៦៨.៤៦៩.១១៣	៨០.៣៩៤.៥៨០	១.០៦៣.២៤១.៤៦៥	១៩.៥៥៦.៣៧៨	៤.២៦៣.៥៩៨.២៧៥	៨០.៣៧៦.៧១៣
	៣.១៤៣.៨១៩.៧៦៧	២.៦០៧.៦៧៧.៥៣០	១២.៦០៦.៧១៧.២៦៦	១០.៧១៧.៣៩០.២៤៨	៣.០៧១.១១៤.២៨៧	២.៥៦៥.១៨៤.៥៤៨	១២.៣១៥.១៦៨.២៩១	១០.៥៤២.៩០៨.៤៩២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៧. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្កើតឡើងដើម្បីវិភាគបំណុលសុទ្ធ និងបម្រែបម្រួលនៅក្នុងបំណុលសុទ្ធសម្រាប់ការិយបរិច្ឆេទនីមួយៗ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣.១៤៣.៤១៩.៧៦៧	២.៦០៧.៦៣៧.៥៣០	១២.៦០៦.៧១៧.២៦៦	១០.៧១៧.៣៩០.២៤៨	៣.០៧១.១១៤.២៨៧	២.៥៦៥.១៨៤.៥៤៨	១២.៣១៥.១៦៨.២៩១	១០.៥៤២.៩០៨.៤៩២
ប្រាក់កម្ចី	(៤៧១.០២៩.៩២៦)	(៦៩០.២៩៧.៣៥៥)	(១.៨៨៨.៨៣០.០០៣)	(២.៨៣៦.៩៥៧.៧២៩)	(៤៦៣.៩៦១.៦២០)	(៦៧៨.០៨២.៧០១)	(១.៨៦០.៤៨៦.០៩៦)	(២.៧៨៦.៩១៩.៩០១)
បំណុលបន្ទាប់បន្សំ	(២១៧.១២៤.៨៦៤)	(១១៧.២២៧.៩៧៧)	(៨៧០.៦៨៦.៧៦១)	(៤៤១.៨០៦.៩៨៥)	(២១៧.១២៤.៨៦៤)	(១១៧.២២៧.៩៧៧)	(៨៧០.៦៨៦.៧៦១)	(៤៤១.៨០៦.៩៨៥)
បំណុលគតិសន្យា	(៣៦.២៥៨.៩៣៩)	(៣៤.៩១៣.០៥៧)	(១៤៥.៣៩៨.៣៤៥)	(១៤៣.៤៩២.៦៦៤)	(៣៣.៨៨២.១៦៣)	(៣២.៩១៣.៧៥៧)	(១៣៥.៨៦៧.៤៧៤)	(១៣៥.២៧៥.៥៤១)
មូលបត្របំណុល	(១០០.៣៣៨.៦៧៦)	-	(៤០២.៣៥៨.០៩១)	-	(១០០.៣៣៨.៦៧៦)	-	(៤០២.៣៥៨.០៩១)	-
បំណុលសុទ្ធ	<u>២.៣១៩.០៦៣.៣៥៤</u>	<u>១.៧៦៥.២៣៩.១៤១</u>	<u>៩.២៩៩.៤៤៤.០៦៦</u>	<u>៧.២៥៥.១៣២.៨៧០</u>	<u>២.២៥៥.៨០២.៩៦០</u>	<u>១.៧៣៦.៩៦០.១១៣</u>	<u>៩.០៤៥.៧៦៩.៨៦៩</u>	<u>៧.១៣៨.៩០៦.០៦៥</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៣.១៤៣.៤១៩.៧៦៧	២.៦០៧.៦៣៧.៥៣០	១២.៦០៦.៧១៧.២៦៦	១០.៧១៧.៣៩០.២៤៨	៣.០៧១.១១៤.២៨៧	២.៥៦៥.១៨៤.៥៤៨	១២.៣១៥.១៦៨.២៩១	១០.៥៤២.៩០៨.៤៩២
បំណុលដុល-អត្រាការប្រាក់ថេរ	(៤០៧.០៩៣.២០៣)	(២៣៧.២៨៨.៤៤១)	(១.៦៣២.៤៤៣.៧៤៣)	(៩៧៥.២៥៥.៤៩២)	(៣៩៧.៦៤៨.១២១)	(២២៣.១១៤.៤៨៧)	(១.៥៩៤.៥៦៨.៩៦៥)	(៩១៧.០០០.៥៤១)
បំណុលដុល-អត្រាការប្រាក់ប្រែប្រួល	(៤១៧.៦៦៣.២០៦)	(៦០៥.១០៩.៩៤៤)	(១.៦៧៤.៨២៩.៤៥៧)	(២.៤៨៧.០០១.៨៨៦)	(៤១៧.៦៦៣.២០៦)	(៦០៥.១០៩.៩៤៤)	(១.៦៧៤.៨២៩.៤៥៧)	(២.៤៨៧.០០១.៨៨៦)
បំណុលសុទ្ធ	<u>២.៣១៩.០៦៣.៣៥៤</u>	<u>១.៧៦៥.២៣៩.១៤១</u>	<u>៩.២៩៩.៤៤៤.០៦៦</u>	<u>៧.២៥៥.១៣២.៨៧០</u>	<u>២.២៥៥.៨០២.៩៦០</u>	<u>១.៧៣៦.៩៦០.១១៣</u>	<u>៩.០៤៥.៧៦៩.៨៦៩</u>	<u>៧.១៣៨.៩០៦.០៦៥</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៧. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	សម្ព័ន្ធធនាគារ						សរុប
	បំណុលពីសកម្មភាពហិរញ្ញប្បទាន					ទ្រព្យសកម្មផ្សេងៗ	
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុលបន្ទាប់បន្សំ ដុល្លារអាមេរិក	មូលបត្របំណុល ដុល្លារអាមេរិក	បំណុលគតិសន្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សាច់ប្រាក់ និងសាច់ ប្រាក់សមមូល ដុល្លារអាមេរិក	
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	(៦០៦.៨៥៧.៨៧៥)	(១៧៨.៧៦២.១០៨)	-	(៣៥.០២១.៧៤៨)	(៨២០.៦៤១.៧៣១)	២.៧៥៨.៣២៤.៥៣៦	១.៩៣៧.៦៨៦.៨០៥
លំហូរសាច់ប្រាក់	១៣៣.៩៦២.៥៩៤	(៣៤.៦២២.៥០០)	(៩៨.៨០៩.០៦១)	៦.១២៨.៧៦៨	៦.៦៥៩.៨០១	៣៨៥.៤៩១.២៣១	៣៩២.១៥១.០៣២
ភតិសន្យាថ្មី	-	-	-	(៧.៤៣២.០៥៦)	(៧.៤៣២.០៥៦)	-	(៧.៤៣២.០៥៦)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	(២១៥.៣០៩)	(៧៥.៥១៣)	-	(១២.២១៤)	(៣០៣.០៣៦)	-	(៣០៣.០៣៦)
បម្រែបម្រួលផ្សេងៗ (i)	២.០៨០.៦៦៤	(៣.៦៦៨.៧៤៧)	(១.៥២៩.៦១៥)	៧៨.៣១១	(៣.០៣៩.៣៨៧)	-	(៣.០៣៩.៣៨៧)
បំណុលសុទ្ធ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	(៤៧១.០២៩.៩២៦)	(២១៧.១២៨.៨៦៨)	(១០០.៣៣៨.៦៧៦)	(៣៦.២៥៨.៩៣៩)	(៨២៤.៧៥៦.៤០៩)	៣.១៤៣.៨១៩.៧៦៧	២.៣១៩.០៦៣.៣៥៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១.៨៨៨.៨៣០.០០៣)	(៨៧០.៦៨៦.៧៦១)	(៤០២.៣៥៨.០៩១)	(១៤៥.៣៩៨.៣៤៥)	(៣.៣០៧.២៧៣.២០០)	១២.៦០៦.៧១៧.២៦៦	៩.២៩៩.៤៤៤.០៦៦
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	(៨៥៩.៨១៣.៥៥០)	(១១៧.០៥៣.៨៨២)	-	(៣២.៥២៧.៦៨៧)	(១.០០៩.៣៩៥.១១៩)	២.២៧៩.៧១៨.៥៧៣	១.២៧០.៣២៣.៤៥៤
លំហូរសាច់ប្រាក់	១៦៨.៩៤០.៨០៤	១៧៩.៩៦១	-	៧.៣៤៤.៣២៦	១៧៦.៤៦៥.០៩១	៣២៧.៩១៨.៩៥៧	៥០៤.៣៨៤.០៤៨
ភតិសន្យាថ្មី	-	-	-	(១០.៤៥៦.៧៧៥)	(១០.៤៥៦.៧៧៥)	-	(១០.៤៥៦.៧៧៥)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	១.១៤៤.៣០៣	៥៧.៦៤៩	-	១៤.៦១៨	១.២១៦.៥៧០	-	១.២១៦.៥៧០
បម្រែបម្រួលផ្សេងៗ (i)	(៥២៨.៩១២)	(៤១១.៧០៥)	-	៧១២.៤៦១	(២២៨.១៥៦)	-	(២២៨.១៥៦)
បំណុលសុទ្ធ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	(៦៩០.២៥៧.៣៥៥)	(១១៧.២២៧.៩៧៧)	-	(៣៤.៩១៣.០៥៧)	(៨៤២.៣៩៨.៣៨៩)	២.៦០៧.៦៣៧.៥៣០	១.៧៦៥.២៣៩.១៤១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(២.៨៣៦.៩៥៧.៧២៩)	(៤៨១.៨០៦.៩៨៥)	-	(១៤៣.៤៩២.៦៦៤)	(៣.៤៦២.២៥៧.៣៧៤)	១០.៧១៧.៣៩០.២៤៨	៧.២៥៥.១៣២.៨៧០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៧. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

	ធនាគារ						
	បំណុលពីសកម្មភាពហិរញ្ញប្បទាន					ទ្រព្យសកម្មផ្សេងៗ	សរុប
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុលបន្ទាប់បន្សំ ដុល្លារអាមេរិក	មូលហេតុបំណុល ដុល្លារអាមេរិក	បំណុលភតិសន្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ប្រាក់សមមូល ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៥	(៥៩៨.៥២២.០១៥)	(១៧៨.៧៦២.១០៤)	-	(៣២.៧៨៣.៥៥២)	(៨១០.០៦៧.៦៧៥)	២.៧២៣.៤៤៩.៩៣៦	១.៩១៣.៣៨២.២៦១
លំហូរសាច់ប្រាក់	១៣២.៥៦៤.០៩៤	(៣៤.៦២២.៥០០)	(៩៤.៤០៩.០៦១)	៦.០០៤.៤២០	៥.១៤០.៩៥៧	៣៤៧.៦៦៤.៣៥១	៣៥២.៨០៥.៣០៨
ភតិសន្យាថ្មី	-	-	-	(៧.១៨៣.១១៥)	(៧.១៨៣.១១៥)	-	(៧.១៨៣.១១៥)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	(២២៦.៤៥៤)	(៧៥.៥១៣)	-	(១.៧៩៤)	(៣០៣.៧៦៥)	-	(៣០៣.៧៦៥)
បម្រែបម្រួលផ្សេងៗ (i)	២.២២២.៧៥១	(៣.៦៦៨.៧៤៧)	(១.៥២៩.៦១៥)	៧៧.៤៨២	(២.៤៩៧.៧២៩)	-	(២.៤៩៧.៧២៩)
បំណុលសុទ្ធ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	(៤៦៣.៩៦១.៦២០)	(២១៧.១២៨.៨៦៤)	(១០០.៣៣៨.៦៧៦)	(៣៣.៨៨២.១៦៣)	(៨១៥.៣១១.៣២៧)	៣.០៧១.១១៤.២៨៧	២.២៥៥.៨០២.៩៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១.៨៦០.៤៨៦.០៩៦)	(៤៧០.៦៨៦.៧៦១)	(៤០២.៣៥៤.០៩១)	(១៣៥.៨៦៧.៤៧៤)	(៣.២៦៩.៣៨៤.៤២២)	១២.៣១៥.១៦៨.២៩១	៩.០៤៥.៧៦៥.៨៦៩
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	(៤៤៣.៤១៤.៥៩១)	(១១៧.០៥៣.៨៨២)	-	(៣០.៥៤៧.៣៤៤)	(៥៩១.០១៩.៨២១)	២.២៤០.៧៤៩.២១៤	១.៦៤៩.៧២៩.៣៩៣
លំហូរសាច់ប្រាក់	១៦៥.៤០៣.៩៦៣	១៧៩.៩៦១	-	៦.៩៨៥.២១៦	១៧២.៥៦៩.១៤០	៣២៤.៤៣៥.៣៣៤	៤៩៧.០០៤.៤៧៤
ភតិសន្យាថ្មី	-	-	-	(១០.១២៧.៣៣០)	(១០.១២៧.៣៣០)	-	(១០.១២៧.៣៣០)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	៣៥៥.៧១៦	៥៧.៦៤៩	-	១.០១៥	៤១៤.៣៨០	-	៤១៤.៣៨០
បម្រែបម្រួលផ្សេងៗ (i)	(៤២៣.៧៨៩)	(៤១១.៧០៥)	-	៧៧៤.៦៩០	(៦០.៨០៤)	-	(៦០.៨០៤)
បំណុលសុទ្ធ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	(៦៧៨.០៨២.៧០១)	(១១៧.២២៧.៩៧៧)	-	(៣២.៩១៣.៧៥៧)	(៨២៨.២២៤.៤៣៥)	២.៥៦៥.១៨៤.៥៤៨	១.៧៣៦.៩៦០.១១៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(២.៧៨៦.៩១៩.៩០១)	(៤៤១.៨០៦.៩៨៥)	-	(១៣៥.២៧៥.៥៤១)	(៣.៤០៤.០០២.៤២៧)	១០.៥៤២.៩០៨.៤៩២	៧.១៣៨.៩០៦.០៦៥

(i) ការផ្លាស់ប្តូរផ្សេងៗរួមមានបម្រែបម្រួលមិនមែនជាសាច់ប្រាក់រួមបញ្ចូលចំណាយការប្រាក់បង្គរ ដែលនឹងត្រូវបានបង្ហាញជាលំហូរសាច់ប្រាក់ហិរញ្ញប្បទាននៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលនៅពេលបានទូទាត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៨. កិច្ចសន្យា

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

សម្ព័ន្ធធនាគារ និង ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវពន្យារឥណទាន ជូនអតិថិជន លិខិតធានាធនាគារ និង កញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	៤០១.៦៤៨.៧៥៨	៣០១.៧៧១.១៧០	១.៦១០.៦១១.៥២០	១.២១៤.៦២៨.៩៥៩	៣៩៩.៥២៦.៩០៩	៣០០.៧៣៤.៦៣៧	១.៦០២.១០២.៩០៥	១.២១០.៤៥៦.៩១៤
លិខិតធានាធនាគារ	៨២.៧៣០.៧០០	៦៧.០៩៥.៩៩៧	៣៣១.៧៥០.១០៧	២៧០.០៦១.៣៨៨	៨២.៤៨៧.៧៣៦	៦៦.៨៩៦.៤៩៣	៣៣០.៧៧៥.៨២១	២៦៩.២៥៨.៣៨៤
លិខិតឥណទាន	៦.៩៣២.៥៨៦	៩.២៤១.៧៥៦	២៧.៧៩៩.៦៧០	៣៧.១៩៨.០៦៨	៦.៩៣២.៥៨៦	៩.២៤១.៧៥៦	២៧.៧៩៩.៦៧០	៣៧.១៩៨.០៦៨
ការប្តូរប័ណ្ណតាមស្តុត	៣៦៧.៧៧៤	-	១.៤៧៤.៧៩០	-	៣៦៧.៧៧៤	-	១.៤៧៤.៧៩០	-
	៤៩១.៦៧៩.៨២២	៣៧៨.១០៨.៩២៣	១.៩៧១.៦៣៦.០៨៧	១.៥២១.៨៨៨.៤១៥	៤៨៩.៣១៥.០០៩	៣៧៦.៨៧២.៨៨៦	១.៩៦២.១៥៣.១៨៦	១.៥១៦.៩១៣.៣៦៦

ពុំមានការខាតបង់ជាសាធារណមួយត្រូវបានរំពឹងទុកជាលទ្ធផលនៃប្រតិបត្តិការទាំងនេះទេ។

(ខ) កិច្ចសន្យាទាក់ទងនឹងចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី ១ឆ្នាំ	១.៥១៦.១២៥	៥.៤១៧.២៤២	៦.០៧៩.៦៦១	២១.៨០៤.៣៩៩	១.៤១៨.២៦៥	៥.៤១៥.១៩៤	៥.៦៨៧.២៤៣	២១.៧៩៦.១៥៦
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	៥.៣៤៨	៧.៨២៧	២១.៤៤៥	៣១.៥០៤	-	-	-	-
	១.៥២១.៤៧៣	៥.៤២៥.០៦៩	៦.១០១.១០៦	២១.៨៣៥.៩០៣	១.៤១៨.២៦៥	៥.៤១៥.១៩៤	៥.៦៨៧.២៤៣	២១.៧៩៦.១៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៨. កិច្ចសន្យា (ត)

(ខ) កិច្ចសន្យាទាក់ទងនឹងចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមតុល្យចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធទៅនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី របស់ធនាគារ និងបុត្រសម្ព័ន្ធរបស់ខ្លួន។

(គ) កិច្ចសន្យាដែលត្រូវទទួល ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (“OFI”) និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កិច្ចសន្យាដែលត្រូវទទួលពីធនាគារផ្សេងៗ	៨៥.៧៦០.០១៦	៧១.៧៦៥.៩៣៥	៣៤៣.៨៩៧.៦៦៤	២៨៨.៨៥៧.៨៨៨	៨៥.៧២៣.១៦០	៧១.៥៦៧.០១៩	៣៤៣.៧៤៩.៨៧២	២៨៨.០៥៧.២៥១
ប្រតិបត្តិការប្តូរប្រាក់បរទេស	៣៦៩.៦៩៥	-	១.៤៨២.៤៧៧	-	៣៦៩.៦៩៥	-	១.៤៨២.៤៧៧	-
	៨៦.១២៩.៧១១	៧១.៧៦៥.៩៣៥	៣៤៥.៣៨០.១៤១	២៨៨.៨៥៧.៨៨៨	៨៦.០៩២.៨៥៥	៧១.៥៦៧.០១៩	៣៤៥.២៣២.៣៤៩	២៨៨.០៥៧.២៥១

(ឃ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារ បានធានាលើកិច្ចព្រមព្រៀងឥណទានរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង IFC ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ប្រាក់កម្ចីត្រូវបានដកទាំងអស់ និងសមតុល្យដែលនៅដំពាក់មានទឹកប្រាក់ចំនួន ១.៨៧៨.៤៩១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ២.៨២០.៧៧៣ ដុល្លារអាមេរិក)។ ធនាគារ បានធ្វើសំវិធានធនឱនភាពនៃតម្លៃខាតបង់ចំនួន ១៩.៥៨៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣២.៩៥៥ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៩. ទុនបម្រុង

	សម្ព័ន្ធធនាគារ												
	ទុនបម្រុងទូទៅ				ការការពារហានិភ័យទុនបម្រុង				ប្រតិបត្តិការធម្មយុត្តាធិការ				
	ដុល្លារអាមេរិក		ពាន់រៀល		ដុល្លារអាមេរិក		ពាន់រៀល		ដុល្លារអាមេរិក		ពាន់រៀល		
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		
ភិតភ័យថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥	៥២៤.៣១១.៥៨៧	២.១១០.៣៥៤.១៣៨	២.២៥០.២៤៥	៩.០៥៧.២៣៦	៣៣៧.៨៣៥.០៣៨	១.៣៥៩.៧៨៦.០២៨	(៥៤.១៧៧.៣២៥)	(២១៤.០៦៣.៧៣៦)	៣០២៤.៣១៩	១២.១៨៤.៩៨៤	១៤.២២២.១២០	៨១៣.២៤៧.៨៦៤	៣.២៨៧.៥៤៤.៧៧០
លទ្ធផលសម្រុះផ្សេងៗ៖													
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)	-	-	-	-	-	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)
និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនប្រតិបត្តិការទូទៅ	-	(៧៨៦.៤៦៧)	-	(៣២.៥៥៩)	-	(៥.០៩៧.៨៥៩)	-	៤១១.៣៣៦	-	(៤៥.៤២៥)	(៤៦.៤២៥)	-	(២០.៨៧២.៤៧៩)
លម្អៀងពីអត្ថប្រយោជន៍	-	(៧៨៦.៤៦៧)	(១.១៩៥.២១៣)	(៤.៨២៦.៥៥៨)	-	(៥.០៩៧.៨៥៩)	១.៣២៦.៦៧៩	៦.១៣៦.៦៤៥	-	(៤៥.៤២៥)	(៤៦.៤២៥)	១៣១.៤៦៦	(២០.៣៤៥.១៦៩)
លទ្ធផល(ខាត)/ចំណេញសម្រុះផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	(៧៨៦.៤៦៧)	(១.១៩៥.២១៣)	(៤.៨២៦.៥៥៨)	-	(៥.០៩៧.៨៥៩)	១.៣២៦.៦៧៩	៦.១៣៦.៦៤៥	-	(៤៥.៤២៥)	(៤៦.៤២៥)	១៣១.៤៦៦	(២០.៣៤៥.១៦៩)
ប្រតិបត្តិការធម្មយុត្តាធិការ													
ការផ្ទេរពីប្រាក់ចំណេញក្នុងទុនទៅជាទុនបម្រុងតាមបញ្ញត្តិ	-	-	-	-	៣០.៣៣៣.៥២១	១២១.៦៦៧.៧៥៣	-	-	-	-	-	៣០.៣៣៣.៥២១	១២១.៦៦៧.៧៥៣
ប្រតិបត្តិការធម្មយុត្តាធិការសរុប	-	-	-	-	៣០.៣៣៣.៥២១	១២១.៦៦៧.៧៥៣	-	-	-	-	-	៣០.៣៣៣.៥២១	១២១.៦៦៧.៧៥៣
ភិតភ័យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	៥២៤.៣១១.៥៨៧	២.១២០.៤៨៩.៤៦៤	១.០៥៥.០៣២	៤.២៣០.៦៧៨	៣៦៨.១៦៩.៥៥៩	១.៤៧៦.៣៥៩.៥២២	(៥២.៨៥០.៦៤០)	(២១១.៩៣១.០៩១)	៣០២៤.៣១៩	១២.១៨៤.៩៨៤	៥.៥៧៨.៨២២	៨៤៣.៧១២.៥៥១	៣.៣៨៧.៨៦៧.៣៥៤

	សម្ព័ន្ធធនាគារ												
	ទុនបម្រុងទូទៅ				ការការពារហានិភ័យទុនបម្រុង				ប្រតិបត្តិការធម្មយុត្តាធិការ				
	ដុល្លារអាមេរិក		ពាន់រៀល		ដុល្លារអាមេរិក		ពាន់រៀល		ដុល្លារអាមេរិក		ពាន់រៀល		
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		
ភិតភ័យថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤	៥២៤.៣១១.៥៨៧	២.១៤១.៨១២.៨៣៣	៥.៧៤៦.៦៨៦	២៣.៤៧៥.២១២	២៤៩.១៩០.៣៤៦	១.០១៧.៩៤២.៥៦៣	(៥៩.៦៤៩.៣០០)	(២៤.៣៦២.៧៩០)	៣០២៤.៣១៩	១២.៣៧០.៦៨៣	៥.៣៦៤.៤០៨	៧២២.៦២៧.៦៣៨	៣.០០៥.៥៨១.៩៨៤
លទ្ធផលសម្រុះផ្សេងៗ៖													
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)	-	-	-	-	-	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)
និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ ក្រុមហ៊ុនប្រតិបត្តិការទូទៅ	-	-	-	-	-	-	(៣.១៧៦.៦៦៦)	(១២.៩៤៤.២១៣)	-	-	-	(៣.១៧៦.៦៦៦)	(១២.៩៤៤.២១៣)
លទ្ធផលខាសម្រុះផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)	-	-	(៣.១៧៦.៦៦៦)	(១២.៩៤៤.២១៣)	-	-	-	(៤.៧៨៨.៧២៧)	(១៩.៥១៤.៨៥១)
ប្រតិបត្តិការធម្មយុត្តាធិការ													
ការផ្ទេរពីចំណេញក្នុងទុនទៅជាទុនបម្រុងតាមបញ្ញត្តិ	-	-	-	-	២៤.៣៨៧.១១៤	៩៩.៤០១.៨៧៧	-	-	-	-	-	២៤.៣៨៧.១១៤	៩៩.៤០១.៨៧៧
លម្អៀងពីអត្ថប្រយោជន៍	-	១៣.១០៧.៧៩០	-	៨៨.៨៥៨	-	៧.០៥៨.៩២១	-	(១.៥៩៩.២៤១)	-	៧៥.៧០៨	១៧.៣៧០.២២២	-	៣៦.១០២.២៥៨
ប្រតិបត្តិការធម្មយុត្តាធិការសរុប	-	១៣.១០៧.៧៩០	-	៨៨.៨៥៨	២៤.៣៨៧.១១៤	១០៦.៤៦០.៧៩៨	-	(១.៥៩៩.២៤១)	-	៧៥.៧០៨	១៧.៣៧០.២២២	២៤.៣៨៧.១១៤	១៣៥.៥០៤.១៣៥
ភិតភ័យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	៥២៤.៣១១.៥៨៧	២.១៥៤.៩២០.៦២៣	៤.១៣៤.៦៥៥	១៦.៩៥៤.៥៨២	២៧៣.៥៧៧.៤៦០	១.១២៤.៤០៣.៣៦១	(៦២.៨២៥.៩៥៦)	(២៥.៨៦៤.៨៤៤)	៣០២៤.៣១៩	១២.៤៤៦.៣៩១	៧១.០១៥.៣០៥	៧៤២.២២៦.០២៥	៣.១២១.៥៦៧.២៦៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៩. ទុនបម្រុង (ត)

	ធនាគារ									
	ទុនបម្រុងទូទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	៥១០.៧៤១.៥៥៦	២.០៥៥.៧៣៤.៧៦៣	២.២៥០.២៤៥	៩.០៥៧.២៣៦	៣២៤.២១១.៧១៦	១.៣២១.០៥២.១៥៧	១៥.៣៩១.៣៣៨	៨៤១.២០៣.៥១៧	៣.៤០១.២៣៥.៤៩៤	
លទ្ធផលលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)	-	-	-	(១.១៩៥.២១៣)	(៤.៧៩៣.៩៩៩)	
និស្សន្ទ ដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	(៧.៦៦១.១២៣)	-	(៣២.៥៥៩)	-	(៤.៩៥៣.២៨៤)	(៤.៣១៦.២៦៤)	-	(២០.៩៦៣.២៣៨)	
លម្អៀងពីអត្រាប្តូរប្រាក់	-	(៧.៦៦១.១២៣)	(១.១៩៥.២១៣)	(៤.៨២៦.៥៥៤)	-	(៤.៩៥៣.២៨៤)	(៤.៣១៦.២៦៤)	(១.១៩៥.២១៣)	(២៥.៧៥៧.២៣៧)	
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	(៧.៦៦១.១២៣)	(១.១៩៥.២១៣)	(៤.៨២៦.៥៥៤)	-	(៤.៩៥៣.២៨៤)	(៤.៣១៦.២៦៤)	(១.១៩៥.២១៣)	(២៥.៧៥៧.២៣៧)	
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៣០.១១០.៦០០	១២០.៧៧៣.៦១៧	-	៣០.១១០.៦០០	១២០.៧៧៣.៦១៧	
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	៣០.១១០.៦០០	១២០.៧៧៣.៦១៧	-	៣០.១១០.៦០០	១២០.៧៧៣.៦១៧	
គិតត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	៥១០.៧៤១.៥៥៦	២.០៤៨.០៧៣.៦៤០	១.០៥៥.០៣២	៤.២៣០.៦៨២	៣៥៤.៣២២.៣១៦	១.៤៣៦.៨៧២.៤៨៦	៧.០៧៥.០៧០	៨៧០.១១៤.៩០៤	៣.៤៩៦.២៥១.៨៧៤	

	ធនាគារ									
	ទុនបម្រុងទូទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥១០.៧៤១.៥៥៦	២.០៤៦.៣៧៩.២៥៦	៥.៧៤៦.៦៨៦	២៣.៤៧៥.២១២	២៤៨.៦២៧.០០៦	១.០១៥.៦៤១.៣២១	៥៣.៤៥៦.៧៧៤	៧៦៥.១១៥.២៤៨	៣.១៧៨.៩៥២.៥៦៣	
លទ្ធផលលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)	-	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)	
និស្សន្ទ ដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)	-	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)	
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)	-	-	-	(១.៦១២.០៣១)	(៦.៥៧០.៦៣៤)	
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ការផ្ទេរពីចំណេញរក្សាទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	២៤.១៨៤.៧២៨	៩៨.៥៧០.៩៥១	-	២៤.១៨៤.៧២៨	៩៨.៥៧០.៩៥១	
លម្អៀងពីអត្រាប្តូរប្រាក់	-	១២.៧៦៨.៥៣៩	-	៨៨.៨៥៨	-	៧.០៣៧.៩៥៨	១៦.៥៩០.៦៤៣	-	៣៦.៤៨៥.៩៩៨	
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	១២.៧៦៨.៥៣៩	-	៨៨.៨៥៨	២៤.១៨៤.៧២៨	១០៥.៦០៨.៩០៩	១៦.៥៩០.៦៤៣	២៤.១៨៤.៧២៨	១៣៥.០៦២.៩៤៩	
គិតត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	៥១០.៧៤១.៥៥៦	២.០៥៩.១៤២.៧៩៥	៤.១៣៤.៦៥៥	១៦.៥៥៤.០៧០	២៧២.៨១១.៧៣៤	១.១២១.២៥០.២៣០	៧០.០៤៧.៤១៧	៨៨៩.៨៩០.៦២៥	៣.៣០៧.៤៤៤.៨៧៤	

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៣៩. ទុនបម្រុង (ត)

ទុនបម្រុងតាមបទប្បញ្ញត្តិ

ដូចមានចែងនៅក្នុងកំណត់សម្គាល់២ (ឈ) សំវិធានធនតាមបទប្បញ្ញត្តិបង្ក ដោយផ្អែកលើគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា មានចំនួនខ្ពស់ជាងសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុកផ្អែកលើ ស.វ.ទ.ហ.អ.ក ៩ ដូចនេះ “ចំនួនបន្ថែម” ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាម បទប្បញ្ញត្តិ ដែលបង្ហាញនៅក្នុងមូលធន។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
សំវិធានធនតាមបទប្បញ្ញត្តិផ្អែកលើគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃ កម្ពុជា	៤៨២.៣៣០.៨៣៣	៤៣៤.៥៤១.៧១៨	១.៩៣៤.១៤៦.៦៤០	១.៧៤៩.០៣០.៤១៥	៤៥៥.០៨០.២០៣	៤០៨.៤៧៧.៦៨៧	១.៨២៤.៤៧១.៦១៤	១.៦៤៤.១២២.៦៩០
សំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុកផ្អែកលើ ស.វ.ទ.ហ.អ.ក ៩	(១១៤.១៦២.២៧៤)	(៩៦.៧០៦.៦៨០)	(៤៥៧.៧៩០.៧១៤)	(៣៨៩.២៤៤.៣៨៧)	(៩៦.៧៥៧.៨៨៧)	(៨០.២៦៥.៩៧១)	(៣៨៧.៩៩៩.១២៤)	(៣២៣.០៧០.៥៣៣)
ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានផ្ទេរពីចំណេញរក្សាទុក	៣៦៨.១៦៨.៥៥៩	៣៣៧.៨៣៥.០៣៨	១.៤៧៦.៣៥៥.៩២៦	១.៣៥៩.៧៨៦.០២៨	៣៥៨.៣២២.៣១៦	៣២៨.២១១.៧១៦	១.៤៣៦.៤៧២.៤៩០	១.៣២១.០៥២.១៥៧

បម្រែបម្រួលទុនបម្រុងតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាដើមកាលបរិច្ឆេទ	៣៣៧.៨៣៥.០៣៨	២៤៩.១៩០.៣៤៦	១.៣៥៩.៧៨៦.០២៨	១.០១៧.៩៤២.៥៦៣	៣២៨.២១១.៧១៦	២៤៨.៦២៧.០០៦	១.៣២១.០៥២.១៥៧	១.០១៥.៦៤១.៣២១
ផ្ទេរពីចំណេញរក្សាទុក	៣០.៣៣៣.៥២១	២៤.៣៨៧.១១៤	១២១.៦៦៧.៧៥៣	៩៩.៤០១.៨៧៧	៣០.១១០.៦០០	២៤.១៨៤.៧២៨	១២០.៧៧៣.៦១៧	៩៨.៥៧៦.៩៥១
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៥.០៩៧.៨៥៩)	៧.០៥៨.៩២១	-	-	(៤.៩៥៣.២៨៤)	៧.០៣៧.៩៥៤
នាចុងកាលបរិច្ឆេទ	៣៦៨.១៦៨.៥៥៩	២៧៣.៥៧៧.៤៦០	១.៤៧៦.៣៥៥.៩២៦	១.១២៤.៤០៣.៣៥១	៣៥៨.៣២២.៣១៦	២៧២.៨១១.៧៣៤	១.៤៣៦.៤៧២.៤៩០	១.១២១.២៥២.២៣០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាង

(ក) សម្ព័ន្ធព្រាង និងទំនាក់ទំនង

សម្ព័ន្ធព្រាងរបស់ធនាគារ និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

សម្ព័ន្ធព្រាង	ទំនាក់ទំនង
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ១៣	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគហ៊ុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ២៨	ភាគហ៊ុនិក
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ។ បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគារ រួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ។

(ខ) សមតុល្យជាមួយសម្ព័ន្ធព្រាង

i). ឥណទាន និង បុរេប្រទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	១២.៩៤៨.២០៤	១៤.២៧២.១៥៥	៥១.៩២២.២៩៨	៥៧.៤៤៥.៤២៤	១២.៣៦៦.១៧៤	១៣.៧៦១.៣៤៤	៤៩.៥៨៨.៣៥៨	៥៥.៣៨៩.៤១០
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៩៦៣.១៤៤	៨០១.០៨៤	៣.៨៦២.២០៧	៣.២២៤.៣៦៣
	១២.៩៤៨.២០៤	១៤.២៧២.១៥៥	៥១.៩២២.២៩៨	៥៧.៤៤៥.៤២៤	១៣.៣២៩.៣១៨	១៤.៥៦២.៤២៨	៥៣.៤៥០.៥៦៥	៥៨.៦១៣.៧៧៣

ឥណទាននិងបុរេប្រទានចំពោះបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ និងបុត្រសម្ព័ន្ធមានទាំងការធានា និងមិនមានការធានា ហើយទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រាចាប់ពី ៦,៥០% ទៅ ១៨,៥០% សម្រាប់សម្ព័ន្ធធនាគារ និង ៦,៥០% ទៅ ១៨,០០% សម្រាប់ធនាគារ (២០២៤៖ ៦,៥០% ទៅ ១៨,០០% សម្រាប់សម្ព័ន្ធធនាគារ និង សម្រាប់ធនាគារ)។ សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុកចំពោះប្រាក់កម្ចីដល់បុគ្គលិកគ្រប់គ្រងសំខាន់ៗមានចំនួន ២៩.០៦៦ ដុល្លារអាមេរិក និង ចំនួន ៣៤.៨៩៧ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និង ធនាគាររៀងគ្នា (ឆ្នាំ២០២៤៖ ៦៣.៧៣៧ ដុល្លារអាមេរិក និង ៧៣.៥៤៦ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និង ធនាគាររៀងគ្នា)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាង (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្រាង (ត)

i). ឥណទាន និង បុរេប្រទាន (ត)

បម្រែបម្រួលឥណទាន និងបុរេប្រទានដល់សម្ព័ន្ធព្រាងរបស់ធនាគារ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយវិធាន	១៤.២៧២.១៥៥	១៣.៥៣៩.៩២៤	៥៧.៤៤៥.៤២៤	៥៥.៣១០.៦០៦	១៤.៥៦២.៤២៤	១៣.០៧៤.៣៣៣	៥៨.៦១៣.៧៧៣	៥៣.៤០៨.៦៥០
ផ្តល់ឥណទាន	២.០៨៤.៤៤៩	២.១៨៣.៩៤២	៨.៣៧៦.៧៦៩	៨.៩០១.៧៤៤	១.៩៤៧.៦១៥	២.០០៥.៤៩៩	៧.៨១១.៤៨៤	៨.១៧៤.៤១៤
ចំណូលការប្រាក់ក្នុងការិយវិធាន	៤៦០.៧៥៩	៤៦១.៧៣៩	១.៨៤៤.១០៤	១.៨៤២.០៤៤	៤៧៤.០៩១	៤៦០.២២៤	១.៩០១.៥៧៩	១.៨៧៥.៤៨៩
ការប្រមូល	(៣.៨៧៣.១៥៩)	(២.២២៤.៦០០)	(១៥.៥៣៥.២៤១)	(៩.០៦៧.៤៧០)	(៣.៦៥៤.៨១៦)	(២.០៦៤.៧៥៥)	(១៤.៦៥៩.៤៦៧)	(៨.៤១៥.៩៤១)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(២១២.៧៥៤)	៣៥២.៤១៥	-	-	(២១៧.២០៤)	៣៤០.៤៩២
នាចុងការិយវិធាន	<u>១២.៩៤៤.២០៤</u>	<u>១៣.៩៦១.០០៩</u>	<u>៥១.៩២២.២៩៤</u>	<u>៥៧.៣៧៩.៧៤៧</u>	<u>១៣.៣២៩.៣១៤</u>	<u>១៣.៤៧៥.៣០៥</u>	<u>៥៣.៤៥០.៥៦៥</u>	<u>៥៥.៣៨៣.៥០៤</u>
	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយវិធាន	១៣.៩៩៦.៧២១	១៣.៨៧១.០៩៩	៥៥.៩៨៦.៨៨៤	៥៦.០៥៣.១១១	១៣.៨៥២.១៨៤	១៣.៤០០.៩២៤	៥៥.៤០៨.៧៣៦	៥៤.១៥៣.១៣៤
ផ្តល់ឥណទាន	៨៥៥.៨២៧	៩០៩.៧៤៤	៣.៤២៧.៥៨៧	៣.៧១១.៧៥៦	៧៨០.២០០	៧៧១.៦៣១	៣.១២៤.៧០១	៣.១៤៨.២៥៤
ចំណូលការប្រាក់ក្នុងការិយវិធាន	២២៧.៤១៤	២២៦.៦៣៤	៩១០.៨០៩	៩២៤.៦៨៣	២៣១.៧៩៣	២៣៤.៧២៤	៩២៨.៣៣១	៩៥៧.៦៩០
ការប្រមូល	(២.១៣១.៧២២)	(១.០៤៦.៤៧២)	(៨.៥៣៧.៧០៧)	(៤.២៦៩.៦០៦)	(១.៥៣៤.៨៥៩)	(៩៣១.៩៧៤)	(៦.១៤៧.១១០)	(៣.៨០២.៤៧០)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	១៣៤.៧២៥	៩៥៩.៨០៣	-	-	១៣៥.៩០៧	៩២៦.៨៩៦
នាចុងការិយវិធាន	<u>១២.៩៤៤.២០៤</u>	<u>១៣.៩៦១.០០៩</u>	<u>៥១.៩២២.២៩៤</u>	<u>៥៧.៣៧៩.៧៤៧</u>	<u>១៣.៣២៩.៣១៤</u>	<u>១៣.៤៧៥.៣០៥</u>	<u>៥៣.៤៥០.៥៦៥</u>	<u>៥៥.៣៨៣.៥០៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

ii). សមតុល្យជាមួយសម្ព័ន្ធព្យាបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគហ៊ុនិក	៧១៧.៣៨៦	៧៩៩.៣៥៧	២.៨៧៦.៧១៨	៣.២១៧.៤១២	៧១៧.៣៨៦	៧៩៩.៣៥៧	២.៨៧៦.៧១៨	៣.២១៧.៤១២
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៣៣.០២២	៣៩.៣០៦	១៣២.៤១៨	១៥៨.២០៧
	៧១៧.៣៨៦	៧៩៩.៣៥៧	២.៨៧៦.៧១៨	៣.២១៧.៤១២	៧៥០.៤០៨	៨៣៨.៦៦៣	៣.០០៩.១៣៦	៣.៣៧៥.៦១៩

សំវិធានធនសម្រាប់ការខាតបង់ដែលរំពឹងទុកចំពោះប្រាក់បញ្ញើ ជាមួយសម្ព័ន្ធព្យាបាលមានចំនួន ២.០៥៥ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ រៀងគ្នា (ឆ្នាំ២០២៤៖ ២.៤៣៣ ដុល្លារអាមេរិក សម្រាប់ សម្ព័ន្ធធនាគារ និង ធនាគារ រៀងគ្នា) ។ សមតុល្យទាំងនោះមិនមានការប្រាក់នោះទេ។

iii). គណនីត្រូវទទួលពី/(គណនីត្រូវទូទាត់ឱ្យ) សម្ព័ន្ធព្យាបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីត្រូវទទួលផ្សេងៗ	-	-	-	-	២១៤.៣៦៤	២៥៨.០៩៣	៨៥៩.៦០០	១.០៣៨.៨២៥
គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	(១២.៤២០)	-	(៤៩.៨០៤)	-
	-	-	-	-	២០១.៩៤៤	២៥៨.០៩៣	៨០៩.៧៩៦	១.០៣៨.៨២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

iii). គណនីត្រូវទទួលពី/(គណនីត្រូវទូទាត់ឱ្យ) សម្ព័ន្ធព្យាតិ (ត)

គណនីត្រូវទទួល ពីសម្ព័ន្ធព្យាតិបានពីការទូទាត់ជំនួសសម្ព័ន្ធព្យាតិ មានចំនួន ២១៤.៣៦៤ ដុល្លារអាមេរិក (៣១ ធ្នូ ២០២៤៖ ២៥៤.០៩៣ ដុល្លារអាមេរិក) ។ គណនីត្រូវទទួល មិនមានលក្ខខណ្ឌក្នុងការសងត្រឡប់ថេរ មិនមានការធានា មិនមានការប្រាក់នោះទេ និងមានរយៈពេលខ្លី។

គណនីត្រូវទូទាត់ឱ្យសម្ព័ន្ធព្យាតិទាក់ទងទៅនឹងការបង្កការហ្វឹកហ្វឺន ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ ១២.៤២០ ដុល្លារអាមេរិក (៣១ ធ្នូ ២០២៤៖ គ្មាន) ។ គណនីត្រូវទូទាត់មិនមានលក្ខខណ្ឌក្នុងការសងត្រឡប់ថេរ មិនមានការធានា និងមិនមានការប្រាក់នោះទេ។

iv). ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ								
គណនីធន	៩៩	៨៨	៣៩៧	៣៥៤	៩៩	៨៨	៣៩៧	៣៥៤
ប្រាក់បញ្ញើសន្សំ	១.១២៩.១៤០	៩៤២.០៥៣	៤.៥២៧.៨៥១	៣.៧៩១.៧៦៣	១.០៤៥.២៥៤	៨៦២.៩១១	៤.១៩១.៤៦៩	៣.៤៧៣.២១៧
ប្រាក់បញ្ញើមានកាលកំណត់	៩.៤៦៣.៤៥៤	៨.៩១២.១៧១	៣៧.៩៤៨.៤៥១	៣៥.៨៧១.៤៨៨	៩.០៨៧.៩៤៦	៨.៥៦២.៦២៦	៣៦.៤៤២.៦៦៣	៣៤.៤៦៤.៥៧០
ភាគហ៊ុនិក								
គណនីធន	៨.៧៦៩.៥៣៩	៣.៥៥២.១២៦	៣៥.១៦៥.៨៥១	១៤.២៩៧.៣០៨	៩៨១.៥៧២	២.៧៣៧.៣៥៨	៣.៩៣៦.១០៤	១១.០១៧.៨៦៦
គណនីកម្រិត	៦៨.០៣១	៦៨.០៣១	២៧២.៤០៤	២៧៣.៨២៥	៦៨.០៣១	៦៨.០៣១	២៧២.៤០៤	២៧៣.៨២៥
ប្រាក់បញ្ញើមានកាលកំណត់	៣.៩៩៨.១៥៣	២.៧៤៥.១២៩	១៦.០៣២.៥៩៤	១១.០៤៩.១៤៤	៣.៩៩៨.១៥៣	២.៧៤៥.១២៩	១៦.០៣២.៥៩៤	១១.០៤៩.១៤៤
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីធន	-	-	-	-	២.៤៨៥.២១៨	៣.៥០៦.៤៧៤	៩.៩៦៥.៧២៤	១៤.១១៣.៥៥៨
ប្រាក់បញ្ញើសន្សំ	-	-	-	-	១២៤.១១៤	៨.៤៩៣	៤៩៧.៦៩៧	៣៤.១៨៤
ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-	២.១៦៦.៣៨៣	២.០៨៧.៩០០	៨.០៨៧.១៩៦	៨.៤០៣.៧៩៨
	២៣.៤២៨.៤១១	១៦.២១៩.៥៥៨	៩៣.៩៤៧.៩៤៨	៦៥.២៧៣.៨៨២	១៩.៩៥៦.៧៧០	២០.៥៧៩.០១០	៨០.០២៦.៦៤៨	៨២.៨៣០.៥១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

iv). ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាតិ (ត)

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងអំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (គណនីធន)	គ្មាន	គ្មាន	គ្មាន	គ្មាន
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើសន្សំ)	០,២០% - ១៤,០០%	០,០១% - ១៥,០០%	០,២០% - ០,៧៥%	០,០១% - ២,០០%
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើមានកាលកំណត់)	១,៤៥% - ១៣,០០%	១,៤៥% - ៩,៥០%	១,៤៥% - ៩,៥០%	១,៤៥% - ៩,៥០%
ភាគហ៊ុនិក (គណនីធន)	គ្មាន	គ្មាន	គ្មាន	គ្មាន
ភាគហ៊ុនិក (គណនីកម្រិត)	គ្មាន	គ្មាន	គ្មាន	គ្មាន
ភាគហ៊ុនិក (ប្រាក់បញ្ញើមានកាលកំណត់)	២,០០% - ៣,៦០%	៣,២៥% - ៥,២០%	២,០០% - ៣,៦០%	៣,២៥% - ៥,២០%
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (គណនីធន)			គ្មាន	គ្មាន
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ប្រាក់បញ្ញើសន្សំ)			០,៣០% - ០,៥០%	០,០០% - ០,៧៥%
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ប្រាក់បញ្ញើមានកាលកំណត់)			៤,០០% - ៧,៥០%	៥,៤០% - ៧,៥០%

v). ប្រាក់កម្ចីពីសម្ព័ន្ធព្យាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគហ៊ុនិក	៣៤.៣៨៥.៦៩២	៣៤.២៨២.១១១	១៣៧.៨៨៦.៦២៥	១៣៧.៩៨៥.៤៩៧	៣៤.៣៨៥.៦៩២	៣៤.២៨២.១១១	១៣៧.៨៨៦.៦២៥	១៣៧.៩៨៥.៤៩៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាង (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្រាង (ត)

៧. ប្រាក់កម្ចីពីសម្ព័ន្ធព្រាង (ត)

ប្រាក់កម្ចីពីសម្ព័ន្ធព្រាង មិនមានទ្រព្យដាក់បញ្ចាំ និងមានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៩,១១% សម្រាប់សម្ព័ន្ធធនាគារ និង សម្រាប់ធនាគារ (ឆ្នាំ២០២៤៖ ៩,៦០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ) ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យច្រើន ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យច្រើន ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យច្រើន	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	២០២.១៧៣.៤២៧	៣៤.២៨២.១១១	៤៩.៤៩១.៦៥៩	១៣៧.៩៨៥.៤៩៧	២០២.១៧៣.៤២៧
កត់ត្រាជាបន្តក្នុងការិយាល័យច្រើន	១.៧១០.១២៤	២.៧៩៤.៦១៦	៦.៨៥៩.៣០៧	១១.៤០៧.១៥៩	១.៧១០.១២៤	២.៧៩៤.៦១៦	៦.៨៥៩.៣០៧	១១.៤០៧.១៥៩
ការសងត្រឡប់	(១.៦០៦.៥៤៣)	(២.១៧១.០៩២)	(៦.៤៤៣.៨៤៤)	(៤.៨៤៩.៣៧១)	(១.៦០៦.៥៤៣)	(២.១៧១.០៩២)	(៦.៤៤៣.៨៤៤)	(៤.៨៤៩.៣៧១)
ពន្ធកាត់ទុកដែលបានបង្ក	-	(២២៤.៨៨២)	-	(៩១៦.៦១៩)	-	(២២៤.៨៨២)	-	(៩១៦.៦១៩)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(៥១៤.៣៣៥)	១.២៥០.៩៨១	-	-	(៥១៤.៣៣៥)	១.២៥០.៩៨១
នាចុងការិយាល័យច្រើន	៣៤.៣៨៥.៦៩២	៤៩.៨៩៤.៣០១	១៣៧.៨៨៦.៦៥៥	២០៥.០៦៥.៥៧៧	៣៤.៣៨៥.៦៩២	៤៩.៨៩៤.៣០១	១៣៧.៨៨៦.៦៥៥	២០៥.០៦៥.៥៧៧

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យច្រើន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យច្រើន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យច្រើន	៣៣.៥៣៥.៦០០	៥០.៧៤០.១១១	១៣៤.១៤២.៤០០	២០៥.០៤០.៧៨៩	៣៣.៥៣៥.៦០០	៥០.៧៤០.១១១	១៣៤.១៤២.៤០០	២០៥.០៤០.៧៨៩
កត់ត្រាជាបន្តក្នុងការិយាល័យច្រើន	៨៩៦.៦០៤	១.៣៤១.០៣៤	៣.៥៩០.៨៩៩	៥.៦៣៤.៦៣៥	៨៩៦.៦០៤	១.៣៤១.០៣៤	៣.៥៩០.៨៩៩	៥.៦៣៤.៦៣៥
ការសងត្រឡប់	(៤៦.៥១២)	(២.១៧១.០៩២)	(១៨៦.២៨១)	(៤.៨៥៤.០៥៥)	(៤៦.៥១២)	(២.១៧១.០៩២)	(១៨៦.២៨១)	(៤.៨៥៤.០៥៥)
ពន្ធកាត់ទុកដែលបានបង្ក	-	(៥៥.៧៥៦)	-	(២២៧.៤៨៤)	-	(៥៥.៧៥៦)	-	(២២៧.៤៨៤)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	៣៣៩.៦០៧	៣.៤៧៥.៦៩២	-	-	៣៣៩.៦០៧	៣.៤៧៥.៦៩២
នាចុងការិយាល័យច្រើន	៣៤.៣៨៥.៦៩២	៤៩.៨៩៤.៣០១	១៣៧.៨៨៦.៦៥៥	២០៥.០៦៥.៥៧៧	៣៤.៣៨៥.៦៩២	៤៩.៨៩៤.៣០១	១៣៧.៨៨៦.៦៥៥	២០៥.០៦៥.៥៧៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

vi). បំណុលបន្ទាប់បន្សំពីសម្ព័ន្ធព្យាបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគហ៊ុនិក	១៥.១០៥.០០០	១៥.១០៥.០០០	៦០.៥៧១.០៥០	៦០.៧៩៧.៦២៥	១៥.១០៥.០០០	១៥.១០៥.០០០	៦០.៥៧១.០៥០	៦០.៧៩៧.៦២៥

បំណុលបន្ទាប់បន្សំពីសម្ព័ន្ធព្យាបាល មិនមានទ្រព្យដាក់បញ្ចាំ និងមានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៧,០០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ (ឆ្នាំ២០២៤៖ ៧,០០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយាល័យធ្វើទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យធ្វើទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយាល័យធ្វើទ	១៥.១០៥.០០០	១៥.០៩៤.២០៨	៦០.៧៩៧.៦២៥	៦១.៦៥៩.៨៤០	១៥.១០៥.០០០	១៥.០៩៤.២០៨	៦០.៧៩៧.៦២៥	៦១.៦៥៩.៨៤០
ការបន្ថែម	-	-	-	-	-	-	-	-
កត់ត្រាជាបន្ទុកក្នុងការិយាល័យធ្វើទ	៥២៧.៩១៧	៥៣០.៨៣៣	២.១១៧.៤៧៥	២.១៦៣.៦៧៥	៥២៧.៩១៧	៥៣០.៨៣៣	២.១១៧.៤៧៥	២.១៦៣.៦៧៥
ការសងត្រឡប់	(៥២៧.៩១៧)	(៤៥១.២០៨)	(២.១១៧.៤៧៥)	(១.៨៣៩.១២៤)	(៥២៧.៩១៧)	(៤៥១.២០៨)	(២.១១៧.៤៧៥)	(១.៨៣៩.១២៤)
ពន្ធកាត់ទុកដែលបានបង្ក	-	(៦៣.០០០)	-	(២៥៦.៧៨៨)	-	(៦៣.០០០)	-	(២៥៦.៧៨៨)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(២២៦.៥៧៥)	៣៧៧.៩២១	-	-	(២២៦.៥៧៥)	៣៧៧.៩២១
នាចុងការិយាល័យធ្វើទ	១៥.១០៥.០០០	១៥.១១០.៨៣៣	៦០.៥៧១.០៥០	៦២.១០៥.៥២៤	១៥.១០៥.០០០	១៥.១១០.៨៣៣	៦០.៥៧១.០៥០	៦២.១០៥.៥២៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

vi). បំណុលបន្ទាប់បន្សំពីសម្ព័ន្ធព្យាបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយវិធាន	១៥.៣៦៧.៥០០	១៥.៣៥៩.៦២៥	៦១.៤៧០.០០០	៦២.០៦៨.២៤៥	១៥.៣៦៧.៥០០	១៥.៣៥៩.៦២៥	៦១.៤៧០.០០០	៦២.០៦៨.២៤៥
ការបន្ថែម	-	-	-	-	-	-	-	-
កត់ត្រាជាបន្តក្នុងការិយវិធាន	២៦៥.៤១៧	២៦៥.៤១៦	១.០៦២.៩៩៥	១.០៨២.៨៩៧	២៦៥.៤១៧	២៦៥.៤១៦	១.០៦២.៩៩៥	១.០៨២.៨៩៧
ការសងត្រឡប់	(៥២៧.៩១៧)	(៤៥១.២០៤)	(២.១១៤.៣០៤)	(១.៨៤០.៩២៩)	(៥២៧.៩១៧)	(៤៥១.២០៤)	(២.១១៤.៣០៤)	(១.៨៤០.៩២៩)
ពន្ធកាត់ទុកដែលបានបង្ក	-	(៦៣.០០០)	-	(២៥៧.០៤០)	-	(៦៣.០០០)	-	(២៥៧.០៤០)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	១៥២.៣៦៣	១.០៥២.៣៥១	-	-	១៥២.៣៦៣	១.០៥២.៣៥១
នាចុងការិយវិធាន	១៥.១០៥.០០០	១៥.១១០.៨៣៣	៦០.៥២១.០៥០	៦២.១០៥.៥២៤	១៥.១០៥.០០០	១៥.១១០.៨៣៣	៦០.៥២១.០៥០	៦២.១០៥.៥២៤

vii). មូលហេតុបំណុលពីសម្ព័ន្ធព្យាបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	២៤៥.៥៤០	-	៩៨៤.៦១៥	-	២៤៥.៥៤០	-	៩៨៤.៦១៥	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាបាល

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្យាបាល								
ឥណទាន និង បុរេប្រទានផ្តល់ដល់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៤៦០.៧៥៩	៤៦១.៧៣៩	១.៤៤៨.១០៤	១.៤៨២.០៤៨	៤៦០.៦៩៧	៤៦០.២២៤	១.៤៤៧.៤៥៦	១.៤៧៥.៤៨៩
ឥណទាន និង បុរេប្រទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១៣.៣៩៤	-	៥៣.៧២៣	-
	៤៦០.៧៥៩	៤៦១.៧៣៩	១.៤៤៨.១០៤	១.៤៨២.០៤៨	៤៧៤.០៩១	៤៦០.២២៤	១.៥០១.៥៧៩	១.៤៧៥.៤៨៩
ii). ចំណូលកម្រៃ និង ជើងសារពីសម្ព័ន្ធព្យាបាល								
ភាគហ៊ុនិក	៣៨១	៣៥៧	១.៥២៨	១.៤៥៥	៣៨១	៣៥៧	១.៥២៨	១.៤៥៥
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២០.១៦៨	១៤.៨៩២	៨០.៤៩៤	៦០.៦៩៩
	៣៨១	៣៥៧	១.៥២៨	១.៤៥៥	២០.៥៤៩	១៥.២៤៩	៨២.០២២	៦២.១៥៤
iii). ចំណាយការប្រាក់ទៅឱ្យសម្ព័ន្ធព្យាបាល								
ប្រាក់បញ្ញើរបស់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៦៨.៩៥៨	៦៣.៨០៦	២៧៦.៥៩១	២៦០.០៧៣	៦២.០០៦	៦០.៧០៦	២៤៨.៧០៦	២៤៧.៤៣៨
ប្រាក់កម្ចីពីភាគហ៊ុនិក	១.៩៧២.៦២៤	៣.៣២៩.៤៤៩	៧.៩១២.១៩៥	១៣.៥៧០.៨៣៤	១.៩៧២.៦២៤	៣.៣២៩.៤៤៩	៧.៩១២.១៩៥	១៣.៥៧០.៨៣៤
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	៣៦.៦៦៩	៤៧.៦០៦	១៤៧.០៧៩	១៩៤.០៤២	៣៦.៦៦៩	៤៧.៦០៦	១៤៧.០៧៩	១៩៤.០៤២
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៧៥.៥១១	៧៧.៧៩៩	៣០២.៤៧៥	៣១៧.១០៩
មូលបត្របំណុលបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៨.៥៥៥	-	៣៤.៣១៤	-	៨.៥៥៥	-	៣៤.៣១៤	-
	២.០៨៦.៨០៦	៣.៤៤០.៨៦១	៨.៣៧០.១៧៩	១៤.០២៤.៩៤៩	២.១៥៥.៣៦៥	៣.៥១៥.៥៦០	៨.៦៨៥.១៦៩	១៤.៣២៩.៤២៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ចំណាយកម្រៃ និងជើងសារទៅឱ្យសម្ព័ន្ធព្យាតិ								
ក្រុមប្រឹក្សាភិបាល								
កម្រៃឈ្នួលរបស់ក្រុមប្រឹក្សាភិបាល	៣២២.៣២២	២៩៣.៤៤១	១.២៩២.៨៣៤	១.១៩៦.០៦៦	២៤៤.៨៧១	២៣២.០០១	៩៨២.១៧៨	៩៤៥.៦៣៦
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ								
អត្ថប្រយោជន៍បុគ្គលិកឃរពេលខ្លី	៤.៩៤១.៤៥៨	៤.៨២៣.១០៦	១៩.៨២០.១៨៨	១៩.៦៥៨.៩៨០	៤.១៨៨.៩៦១	៤.១៤០.១៦៩	១៦.៨០១.៩២៣	១៦.៨៧៥.៣២៩
អត្ថប្រយោជន៍ឃរពេលវែង	២១១.៩៧១	២៦០.៥៤០	៨៥០.២១៦	១.០៦១.៩៦១	៥៦.៦៨៨	១០៣.៩៤២	២២៧.៣៧៦	៤២៣.៦៦៨
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
កម្រៃហ្វឹកហ្វឺន	-	-	-	-	៥៩០.១២៩	៦៣៩.៥៥៩	២.៣៦៧.០០៧	២.៦០៦.៨៤២
ផ្សេងៗ	-	-	-	-	៩.២៥៤	១០.៨២៥	៣៧.១១៨	៤៤.១២៣
	<u>៥.៤៧៥.៧៥១</u>	<u>៥.៣៧៧.០៨៧</u>	<u>២១.៩៦៣.២៣៨</u>	<u>២១.៩១៧.០០៧</u>	<u>៥.០៨៩.៩០៣</u>	<u>៥.១២៦.៤៩៦</u>	<u>២០.៤១៥.៦០២</u>	<u>២០.៤៩៥.៥៩៤</u>
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC (កំណត់សម្គាល់ ៣៨ (ឃ))	-	-	-	-	(១៣.៣៧០)	(៨៦៥)	(៥៣.៦២៧)	(៣.៥២៦)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្យាបាល								
ឥណទាន និង បុរេប្រទានផ្តល់ដល់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	២២៧.៤១៤	២២៦.៦៣៤	៩១០.៤០៩	៩២៤.៦៨៣	២២៧.៥៨៣	២៣៤.៧២៤	៩១១.៤៧០	៩៥៧.៦៩០
ឥណទាន និង បុរេប្រទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៤.២១០	-	១៦.៨៦១	-
	២២៧.៤១៤	២២៦.៦៣៤	៩១០.៤០៩	៩២៤.៦៨៣	២៣១.៧៩៣	២៣៤.៧២៤	៩២៨.៣៣១	៩៥៧.៦៩០
ii). ចំណូលកម្រៃ និង ជើងសាពីសម្ព័ន្ធព្យាបាល								
ភាគហ៊ុនិក	៩៧	៨៥	៣៨៤	៣៤៧	៩៧	៨៥	៣៨៤	៣៤៧
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៩១៧	៨.៣០១	៣.៦៧៣	៣៣.៨៦៤
	៩៧	៨៥	៣៨៤	៣៤៧	១.០១៤	៨.៣៨៦	៤.០៥៧	៣៨.២១១
iii). ចំណាយការប្រាក់ទៅឱ្យ សម្ព័ន្ធព្យាបាល								
ប្រាក់បញ្ញើសរុបបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៣៤.២៥៥	៣២.៦៥៦	១៣៧.១៩២	១៣៣.២៣៦	៣២.៣៦០	៣១.៣៦៧	១២៩.៦០២	១២៧.៩៧៧
ប្រាក់កម្ចីពីភាគហ៊ុនិក	៨៩៦.៦០៤	១.៦៤៦.៤៥៤	៣.៥៩០.៨៩៩	៦.៧១៧.៥៣៣	៨៩៦.៦០៤	១.៦៤៦.៤៥៤	៣.៥៩០.៨៩៩	៦.៧១៧.៥៣៣
ប្រាក់បញ្ញើសរុបភាគហ៊ុនិក	១៤.២០៦	៣០.៦៦១	៥៦.៨៩៥	១២៥.០៩៧	១៤.២០៦	៣០.៦៦១	៥៦.៨៩៥	១២៥.០៩៧
ប្រាក់បញ្ញើសរុបក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៣៤.១១០	៣៩.២៩៩	១៥២.៦៣១	១៦០.៣៤០
មូលបត្របំណុលបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៥.២៦៤	-	២១.០៨២	-	៥.២៦៤	-	២១.០៨២	-
	៩៥០.៣២៩	១.៧០៩.៧៧១	៣.៨០៥.០៦៨	៦.៩៧៥.៨៦៦	៩៥៦.៥៤៤	១.៧៤៦.៧៨១	៣.៩៥១.១០៩	៧.១៣៣.៩៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤០. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាបាល (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ចំណាយកម្រៃ និងជើងសារទៅឱ្យសម្ព័ន្ធព្យាបាល								
ក្រុមប្រឹក្សាភិបាល								
កម្រៃឈ្នួលរបស់ក្រុមប្រឹក្សាភិបាល	១៧៨.៨៦២	១៤៧.៦៣១	៧១៦.៣៤២	៦០២.៣៣៤	១៣៦.៥៤៧	១៣៦.៥១៩	៥៤៦.៨៧១	៥៥៦.៩៩៨
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ								
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	២.២១៥.៩៦១	២.២៦០.៨៣៣	៨.៨៧៤.៩២៥	៩.២២៤.១៩៩	១.៨១៩.៤៤២	១.៩០៤.៦៥១	៧.២៨៦.៨៦៥	៧.៧៧០.៩៧៦
អត្ថប្រយោជន៍រយៈពេលវែង	២២.៤៨៧	(៧០.០៣៧)	៩០.០៦០	(២៨៥.៧៥១)	២០.១៩១	(៧៣.៤១២)	៨០.៨៦៥	(២៩៩.៥២១)
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
កម្រៃហ្វីកហ្វីន	-	-	-	-	២៩៦.១៧៨	២០៣.៧២៦	១.១៨៦.១៩៣	៨៣១.២០២
ផ្សេងៗ	-	-	-	-	៥.១៦៣	៤.០៩០	២០.៦៧៨	១៦.៦៨៧
	២.៤១៧.៣១០	២.៣៣៨.៤២៧	៩.៦៨៦.៤២៧	៩.៥៤០.៧៨២	២.២៦១.៩៦១	២.១៧៥.៥៧៤	៩.១៦៤.៤៧៦	៨.៨៧៦.៣៤២
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC (កំណត់សម្គាល់ ៣៨ (ឃ))	-	-	-	-	(៦.៦៣១)	១.៦៦៨	(២៦.៥៥៧)	៦.៨០៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ

ធនាគារ គឺជាធនាគារនាំមុខ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ និងមានបណ្តាញប្រតិបត្តិការសាខា និងសេវាស្វ័យប្រតិបត្តិការច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទជូនដល់សាធារណជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ប័ណ្ណអេស៊ីលីដា និងប័ណ្ណឥណទាន-ឥណទាន និងសេវាឌីជីថល ដូចជា សេវាអេស៊ីលីដាអ៊ីនធើណែត សេវាអេស៊ីលីដាម៉ូបាល (mobile banking app) សេវាអេស៊ីលីដាអ៊ីឌីអិល ម៉ាស៊ីនអេធើអិល ម៉ាស៊ីនឆ្លុះកាត និងម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់។ ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ១៣ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៤ របស់ធនាគារមានដូចខាងក្រោម៖

- (ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត
- (ខ) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
- (គ) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក និង
- (ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ស្ថិតក្នុងមជ្ឈដ្ឋានអាជីវកម្មដែលមានការប្រកួតប្រជែង ការវិវត្ត និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឬភាពខុសគ្នានៃច្បាប់យុត្តាធិការ ដូច្នេះសម្ព័ន្ធធនាគារ និងធនាគារចាំបាច់ ត្រូវមានការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងធានាថាហានិភ័យទាំងអស់ដែលស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance)។ ការគ្រប់គ្រងហានិភ័យនេះផ្តល់នូវការធានាសមហេតុផលផងដែរទាក់ទងនឹងការសម្រេចគោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ក្របខណ្ឌគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើង ដោយមានធាតុចាំបាច់ដូចជា៖ ១) អភិបាលកិច្ច និងការត្រួតពិនិត្យដោយក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ២) ការអនុវត្តវិសម្រាប់ហានិភ័យ (Risk Appetite) និង វិសេសលើវែន (Risk Tolerance) ៣) ការអនុវត្តដំណើរការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និង ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទិន្នន័យ។ ក្របខណ្ឌនេះត្រូវបានរួមបញ្ចូលក្នុងដំណើរការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីផ្តល់នូវការគ្រប់គ្រងហានិភ័យ ប្រកបដោយតម្លាភាព និងសង្គតិភាពទូទាំងធនាគារ និងសម្ព័ន្ធធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារ បង្កើតឱ្យមានដំណើរការគ្រប់គ្រងហានិភ័យដែលអាចការពារហានិភ័យបានទុកជាមុនដោយដាក់បញ្ចូលវប្បធម៌នៃការទទួលខុសត្រូវ និងភាពជាម្ចាស់ហានិភ័យក្នុងការគ្រប់គ្រង ហានិភ័យនៅគ្រប់កម្រិត ដោយរាប់បញ្ចូលទាំងក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រហូតដល់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ វប្បធម៌គ្រប់គ្រងហានិភ័យនេះត្រូវបានគាំទ្រដោយ (១) គោលនយោបាយនានាទាក់ទងនឹងកម្មករនិយោជិតធនាគារ (ការគ្រប់គ្រងធនធានមនុស្ស និងក្រមសីលធម៌ ក្រមប្រតិបត្តិ ទំនាស់ផលប្រយោជន៍ ការតែងតាំង និងលាភការ កំណត់ការនិវេទន៍ និងការគ្រប់គ្រងរបាយការណ៍ស្តីពីកំហុស កម្មករនិយោជិត។ល។) (២) គោលការណ៍ផ្តល់អត្ថប្រយោជន៍នានាដោយស្រប ជាមួយនឹងកម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance) និង (៣) ការបណ្តុះបណ្តាលអំពីហានិភ័យ នៅទូទាំងសម្ព័ន្ធធនាគារ និង ធនាគារ។

ការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវអនុវត្តតាមម៉ូដែលខ្សែបន្ទាត់ទាំងបី ដែលគាំទ្រដោយភាពគ្រប់គ្រាន់នៃបុគ្គលិកជំនាញ នៅក្នុងការគ្រប់គ្រងហានិភ័យ នៅគ្រប់ផ្នែកទាំងអស់នៃម៉ូដែលនេះ។

(ខ) គោលបំណង និង គោលការណ៍

- គោលបំណងនៃការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគាររួមមាន៖
- ដើម្បីធានាហានិភ័យ ឱ្យស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance) និង ដើម្បីផ្តល់នូវការធានាដ៏សមហេតុផលក្នុងការសម្រេចគោលដៅ។
 - ដើម្បីគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព និងដើម្បីកំណត់អត្តសញ្ញាណហានិភ័យមុនពេលវាកើតមានឡើង និងកាត់បន្ថយហានិភ័យជាសារវន្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
 - ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងហានិភ័យ និងការបង្កើនតម្លៃដល់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

វិស័យហានិភ័យ (Risk Appetite) គឺជាចំនួន និងប្រភេទនៃហានិភ័យ ក្នុងកម្រិតទាំងមូលដែល សម្ព័ន្ធធនាគារ និងធនាគារទទួលយកដើម្បីរក្សាបានតម្លៃភាគហ៊ុនិករយៈពេលវែង។ វិស័យលើវែន (Risk Tolerance) គឺជាកម្រិតបម្រែបម្រួលនៃហានិភ័យជាអតិបរមាដែលអាចទទួលយកបាន ព្រមទាំងចាត់វិធានការណ៍សមស្របដើម្បីកាត់បន្ថយហានិភ័យ។

របាយការណ៍វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានបង្កើតឡើងដោយស្របទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម និងតួនាទីរបស់ធនាគារនៅក្នុងវិស័យហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធ្វើការត្រួតពិនិត្យ និងអនុម័តរបាយការណ៍វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ជាមួយនឹងការពិចារណាទៅលើហានិភ័យសំខាន់ៗ ដោយផ្ដោតទៅលើប្រភេទលក្ខណៈ និងកម្រិតនៃហានិភ័យទាំងនោះ ដែលសម្ព័ន្ធធនាគារ និងធនាគារ សុខចិត្តសន្មត និងផ្តល់នូវអនុសាសន៍ក្នុងការគ្រប់គ្រងហានិភ័យទាំងនេះ។

គោលនយោបាយគ្រប់គ្រងហានិភ័យ បានចែងអំពីប្រភេទហានិភ័យ ដោយស្របទៅតាមប្រភេទហានិភ័យ ដែលបានកំណត់ដោយគណៈកម្មការ Basel និងស្របតាមលក្ខណៈ និងបរិបទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។ គោលនយោបាយនេះបាន ចែងអំពីវិស័យលើវែន (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ទៅតាមប្រភេទហានិភ័យនីមួយៗ។

នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាពអនុបាតប្រុងប្រយ័ត្ន និងតម្រូវការនានា កំណត់ដោយធនាគារជាតិ នៃ កម្ពុជា។

ប្រសិនបើមានការលើកឡើងពិសេសណាមួយ នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាព វិស័យហានិភ័យ (Risk Appetite) និងវិស័យលើវែន (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យ ដើម្បីកាត់បន្ថយការខាតបង់ជាសារវន្តដរាបណាមានការលើកឡើងច្បាស់លាស់ផ្សេងពីនេះ។

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាព។ ហានិភ័យផ្នែកភាគហ៊ុន និងផ្នែកទំនិញមិនត្រូវបានអនុវត្តទេ ដោយសារសម្ព័ន្ធធនាគារ និងធនាគារមិនមានធ្វើកាន់កាប់ការវិនិយោគ (ជួញ-ដូរ) លើភាគហ៊ុន ឬទំនិញណាមួយនោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

សម្ព័ន្ធធនាគារ និងធនាគារ កាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	៤៨៨.១២៤.០៨៦	៥១៣.៩៤២.១២៣	១.៩៥៧.៣៧៧.៥៨៥	២.០៦៨.៦១៧.០៤៥	៤៧៨.០០៥.៤៣៥	៥០៣.៤៥៩.០៧៣	១.៩១៦.៨០១.៧៩៤	២.០២៦.៤២២.៧៦៩
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២.៦៩០.៩៦៦.៩៥៤	១.៩៨២.៣៩១.៦៦២	១០.៧៩០.៧៧៧.៤៨៦	៧.៩៧៩.១២៦.៤៤០	២.៦២៧.២៩៤.៥៨៣	១.៩៥៨.០៥៨.១២៩	១០.៥៣៥.៤៥១.២៧៨	៧.៨៨១.១៨៣.៩៦៩
ការវិនិយោគហិរញ្ញវត្ថុ	២៤៣.៤០៧.៥៦១	៤៧១.៦១៥.២០៨	៩៧១.០៦៤.៣១៩	១.៤៩៨.២៥១.២១២	២៤៣.៤០៧.៥៦១	៤៧១.៦១៥.២០៨	៩៧១.០៦៤.៣១៩	១.៤៩៨.២៥១.២១២
ឥណទាន និងបុរេប្រទាន-សុទ្ធ	៧.២២២.៤១៣.៩៨៩	៧.០២៣.១៦៤.១០៤	២៨.៩៦១.៨៤០.០៩៦	២៨.២៦៨.២៣៥.៥១៩	៧.០៥៣.១៧០.៤៨២	៦.៨៦១.៨២៦.០១១	២៨.២៨៣.២១៣.៦៣៣	២៧.៦១៨.៨៤៩.៦៩៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១៤.២៩៨.៥៧២	១១.៤៩០.៩១១	៥៧.៣៣៧.២៧៤	៤៦.២៥០.៩១៧	១២.៦២៨.០២៨	៩.៥៤៩.២៩៦	៥០.៦៣៨.៣៩២	៣៨.៤៣៩.៩១៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១០.៦៩៩.២១១.១២២	១០.០០២.៦០៤.០០៨	៤២.៧៤៣.៤៣៦.៧០០	៤០.២៦០.៤៨១.១៣៣	១០.៤១៤.៥០៦.០៨៩	៩.៨០៤.៥០៧.៧១៧	៤១.៧៦២.១៦៩.៤១៦	៣៩.៤៦៣.១៤៣.៥០០
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤០៣.០០២.៧៧៨	៣៩៦.៥១៤.៣៥១	១.៦១៦.០៤១.១៤០	១.៥៩៩.៩៧០.២៦៣	៣៨០.២៨២.៦៥៦	៣៧២.៧២៧.៦០៤	១.៥២៤.៩៣៣.៤៥១	១.៥០០.២២៨.៦០៦
ប្រាក់បញ្ញើរបស់អតិថិជន	៨.៥៤១.០៩៩.៣០៨	៧.៩៦២.៥៤១.៤៣៤	៣៤.៤១០.២០៨.២២៥	៣២.០៤៩.២២៩.២៧២	៨.៤១៥.២១៥.០៧៨	៧.៨៤៥.២៩៨.៣៨៩	៣៣.៧៤៥.០១២.៤៦៣	៣១.៥៧៧.៣២៦.០១៦
បំណុលកតិសន្យា	៣៦.២៥៨.៩៣៩	៣៥.០២១.៧៤៨	១៤៥.៣៩៨.៣៤៥	១៤០.៩៦២.៥៣៦	៣៣.៨៨២.១៦៣	៣២.៧៨៣.៥៥២	១៣៥.៨៦៧.៤៧៤	១៣១.៩៥៣.៧៩៧
ប្រាក់កម្ចី	៤៧១.០២៩.៩២៦	៦០៦.៨៥៧.៨៧៥	១.៨៨៨.៨៣០.០០៣	២.៤៤២.៦០២.៩៤៧	៤៦៣.៩៦១.៦២០	៥៩៨.៥២២.០១៥	១.៨៦០.៤៨៦.០៩៦	២.៤០៩.០៥១.១១០
បំណុលបន្ទាប់បន្សំ	២១៧.១២៨.៨៦៨	១៧៨.៧៦២.១០៨	៨៧០.៦៨៦.៧១១	៧១៩.៥១៧.៤៨៥	២១៧.១២៨.៨៦៨	១៧៨.៧៦២.១០៨	៨៧០.៦៨៦.៧១១	៧១៩.៥១៧.៤៨៥
មូលហត្ថបំណុល	១០០.៣៣៨.៦៧៦	-	៤០២.៣៥៨.០៩១	-	១០០.៣៣៨.៦៧៦	-	៤០២.៣៥៨.០៩១	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	៧១.០៥៥.៧៩៣	៥៩.៨៧០.២៤៨	២៤៨.៩៣៣.៧៣០	២៤០.៩៧៧.៧៤៨	៦៨.៩៧៩.៤៣៦	៥៧.៨២៧.៤៣៣	២៧៦.៦០៧.៥៣៨	២៣២.៧៥៥.៤១៨
បំណុលហិរញ្ញវត្ថុសរុប	៩.៨៧៩.៩១៤.២៨៨	៩.២៣៩.៥៦៧.៧៦៤	៣៩.៦១៨.៤៥៦.២៩៥	៣៧.១៨៩.២០១.២៣១	៩.៦៧៩.៧៨៨.៤៩៧	៩.០៨៥.៩២១.១០១	៣៨.៨១៥.៩៥១.៨៧៤	៣៦.៥៧០.៨៣២.៤៣២
ឧបសគ្គហិរញ្ញវត្ថុសុទ្ធ	៧៧៩.២៩៦.៨៣៤	៧៦៣.០៣៦.២៤៤	៣.១២៥.៩៨០.៤០៥	៣.០៧១.២៧៩.៩០២	៧៣៤.៧១៧.៥៩២	៧១៨.៩៨៦.៦១៦	២.៩៤៦.២១៧.៥៤២	២.៨៩២.៣១១.០៦៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

ខ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ការវិនិយោគហិរញ្ញវត្ថុ	១៨៩.៦៧០	១៨៩.៦៧០	៧៦០.៥៧៧	៧៦៣.៤២២	១៨៩.៦៧០	១៨៩.៦៧០	៧៦០.៥៧៧	៧៦៣.៤២២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១.០៥៥.០៣៣	២.២៥០.២៤៦	៤.២៣០.៦៨២	៩.០៥៧.២៤០	១.០៥៥.០៣៣	២.២៥០.២៤៦	៤.២៣០.៦៨២	៩.០៥៧.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២៤៤.៧០៣	២.៤៣៩.៩១៦	៤.៩៩១.២៥៩	៩.៨២០.៦៦២	១.២៤៤.៧០៣	២.៤៣៩.៩១៦	៤.៩៩១.២៥៩	៩.៨២០.៦៦២
ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	១.២៤៤.៧០៣	២.៤៣៩.៩១៦	៤.៩៩១.២៥៩	៩.៨២០.៦៦២	១.២៤៤.៧០៣	២.៤៣៩.៩១៦	៤.៩៩១.២៥៩	៩.៨២០.៦៦២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យជាសក្តានុពល ដែលភាគីម្ខាងទៀតនៃកិច្ចសន្យា ខកខានក្នុងការបំពេញកាតព្វកិច្ចទូទាត់សងរបស់ខ្លួនអនុលោមតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ទន្ទឹមនឹងឥណទាន គឺជាប្រភពសំខាន់បំផុតនៃហានិភ័យឥណទាន ប្រភពផ្សេងទៀតនៃហានិភ័យឥណទាន ដែលអាចកើតមានតាមរយៈសកម្មភាពប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមាន នៅក្នុងបញ្ជីកាធនាគារ (Banking Book) និងបញ្ជីកាជួញដូរ (Trading Book) ទាំងក្នុង និងក្រៅតារាងតុល្យការ។ សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតក្រៅពីឥណទានដូចជាការធ្វើស្វ៊ីការ (Acceptances) ហិរញ្ញប្បទានពាណិជ្ជកម្ម ការសន្យាផ្តល់ឥណទាន និងលិខិតធានា ប្រតិបត្តិការអន្តរធនាគារ ប្រតិបត្តិការទូទាត់ ប្រតិបត្តិការរូបិយប័ណ្ណបរទេស មូលបត្របំណុល មូលបត្រកម្មសិទ្ធិ និងឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទផ្សេងៗទៀត។

គោលការណ៍ហានិភ័យឥណទាន៖

- ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ឥណទាន គឺជាប្រភពដ៏សំខាន់នៃប្រាក់ចំណូលរបស់សម្ព័ន្ធធនាគារ និងធនាគារ តែផ្ទុយទៅវិញ ឥណទាន ក៏បង្កឱ្យមាននូវហានិភ័យនៃការខាតបង់ដ៏ធ្ងន់ធ្ងរផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាការផ្តល់ឥណទានទៅកាន់ចំណែកទីផ្សារតូចៗបានផ្តល់គោលនយោបាយមានស្រាប់ដែលត្រូវបានអនុវត្តត្រឹមត្រូវ ការកាន់កាប់ឥណទាន ខ្នាតតូច គឺទទួលបាននូវហានិភ័យឥណទាន ក្នុងកម្រិតទាបជាងការកាន់កាប់ឥណទានដែលមានទំហំធំៗ ដូចដែលទិន្នន័យប្រវត្តិបានបង្ហាញថាការខាតបង់ដោយសារឥណទានបានខកខានសងមានតិចតួចបំផុត។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា តុល្យភាពហានិភ័យនិងប្រាក់ចំណេញអំណោយផលសម្រាប់ការផ្តល់ឥណទានទៅក្នុងចំណែកទីផ្សារតូចៗ និងឥណទានខ្នាតតូចទាំងនេះ ជាផលិតផលស្តុករបស់សម្ព័ន្ធធនាគារ និង ធនាគារផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាថ្នាក់គ្រប់គ្រងមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែតម្រូវ ផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែងនូវការអភិវឌ្ឍផលិតផល ឬខ្សែសង្វាក់ផលិតផលដែលមានស្រាប់ប៉ុន្តែខ្សែសង្វាក់ផលិតផលថ្មីគឺតម្រូវឱ្យមានការ អនុម័តពីក្រុមប្រឹក្សាភិបាល។
- ការទទួលខុសត្រូវប្រចាំថ្ងៃសម្រាប់ហានិភ័យឥណទាន គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋានគ្រប់គ្រងសេវាឥណទាន និងសាខា។
- ហានិភ័យឥណទានគឺត្រូវបានវាស់វែងជាប្រចាំ ដោយការគណនាការខាតបង់ឥណទានរំពឹងទុក (“ECL”) តាមរយៈប្រូបាប៊ីលីតេនៃការខកខានសងត្រឡប់ ការខាតបង់ដែលបណ្តាលមកពីការខកខានសងត្រឡប់ (“LGD”) របស់អតិថិជន ដោយផ្អែកទៅលើចំណាត់ថ្នាក់ឥណទាន (Credit Scoring) ដែលបានដាក់ឱ្យអនុវត្តប្រើប្រាស់។
- ក្រុមប្រឹក្សាភិបាលតម្រូវឱ្យហានិភ័យឥណទានគួរតែត្រូវបានបំបែក ទៅតាមវិស័យផ្សេងៗ (ដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធជាដើម...) និងផលិតផលផ្សេងទៀត ដើម្បីចៀសវាងការប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរពីវិស័យជាក់លាក់មួយ។
- ហានិភ័យជាប្រព័ន្ធ គឺជាហានិភ័យដែលកើតឡើងដោយសារការខូចខាត ឬប៉ះពាល់ជាប្រព័ន្ធ នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា ហានិភ័យឥណទានទៅលើដៃគូភាគី ស្ថាប័នហិរញ្ញវត្ថុ គួរតែជាភាគមួយនៃការវាយតម្លៃដ៏ប្រុងប្រយ័ត្ន និងត្រួតពិនិត្យដូចទៅនឹងទម្រង់នៃការផ្តល់កម្ចីឥណទានដទៃទៀត ហើយកម្រិតកំណត់ គួរតែត្រូវបានធ្វើឡើង ដើម្បីការពារយ៉ាងល្អិតល្អន់ចំពោះសម្ព័ន្ធធនាគារ និងធនាគារពីហានិភ័យជាប្រព័ន្ធ។

កម្រិតកំណត់ផ្ទៃក្នុង នៃហានិភ័យឥណទាន

កម្រិតកំណត់ផ្ទៃក្នុង លើផលិតផលឥណទាន គួរតែបង្កើតឡើងដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង បច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល (“BRIC”) និងមានការអនុម័តដោយក្រុមប្រឹក្សាភិបាល។ កម្រិតកំណត់ផ្ទៃក្នុង ត្រូវបានបង្កើត និងកំណត់ដោយស្របទៅតាមកម្រិតសីលធម៌ហានិភ័យ (Risk Appetite) នៃក្រុមប្រឹក្សាភិបាល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

កម្រិតកំណត់ផ្ទៃក្នុង នៃហានិភ័យឥណទាន (ត)

នាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើកំណត់ផ្ទៃក្នុង ដែលបានកំណត់ និង អនុម័តដោយ ក្រុមប្រឹក្សាភិបាល និងផ្តល់អនុសាសន៍ទៅលើការផ្លាស់ប្តូរផ្សេងៗប្រសិនបើចាត់ទុកថាជាការចាំបាច់។

ដើម្បីរក្សាកំណើនឥណទាន ដោយប្រុងប្រយ័ត្ន និងសមស្រប ក៏ដូចជាដើម្បីរក្សាគុណភាពឥណទាន កម្រិតកំណត់ផ្សេងៗ បានកំពុងដាក់ទៅលើផលិតផលឥណទាន ដែលត្រូវអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនដូចខាងក្រោម៖

- អនុបាតហានិភ័យឥណទាន (Loan Exposure Ratio) បានកំណត់ចំនួនសរុបនៃឥណទានមានសំពៀតឥណទាន ដែលខកខានសងធំជាងសាមសិបប្រាំបី ដកនឹងសំវិធានធនសម្រាប់ឥណទានបាត់បង់ចែកជាមួយមូលនិធិទ្រព្យសម្បត្តិសុទ្ធ អនុបាតនេះ ត្រូវតិចជាង ២៥%។
- កម្រិតកំណត់ ពិដានប្រាក់កម្ចី (Ceilings) ចំពោះវិស័យផ្សេងៗ និងផលិតផល ត្រូវបានកំណត់ ដើម្បីការពារហានិភ័យប្រមូលផ្តុំ។
- សំពៀតឥណទានអតិបរមាសរុប (Maximum Exposure) ចំពោះអតិថិជនម្នាក់ ឬក្រុមអតិថិជន ត្រូវបានកំណត់កម្រិតរហូតដល់ ៥% នៃមូលនិធិទ្រព្យសម្បត្តិសុទ្ធ។
- កម្រិតកំណត់ផ្សេងៗទៀតចំពោះ ស្ថាប័នហិរញ្ញវត្ថុដែលជាសមភាគី។

(ក) ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាល បានផ្តល់ការទទួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើហានិភ័យឥណទានទៅគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការគ្រប់គ្រងហានិភ័យឥណទានដូចមានចែងដូចខាងក្រោម៖

- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជន ដែលដាក់ពាក្យសុំខ្ចីឥណទាន និង អ្នកដែលពាក់ព័ន្ធក្នុងការអនុម័តឥណទាន។
- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជនដោយផ្ទាល់ និងអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន។
- គោលការណ៍នៃការអនុម័តពីរលំដាប់ថ្នាក់ផ្សេងគ្នា ដើម្បីធានាឱ្យមានគុណភាពនៃអត្ថប្រយោជន៍របស់អតិថិជន និងជាកម្មវត្ថុនៅក្នុងដំណើរការវាយតម្លៃហានិភ័យ។
- ការរៀបចំឯកសារព្រមព្រៀងជាមួយអតិថិជនឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា រួមជាមួយព័ត៌មានដែលត្រូវការទាំងអស់ ដែលទាក់ទងនឹងដំណើរការវាយតម្លៃ និងត្រួតពិនិត្យឥណទាន។
- ប្រព័ន្ធត្រួតពិនិត្យឥណទានដែលមានការប្រុងប្រយ័ត្ន គួបផ្សំនឹងការពិនិត្យសមាជិកភាពដែលអាចកំណត់សម្គាល់សញ្ញាណទាន់ពេលវេលាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។
- ការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាឱ្យមាននូវអនុលោមភាពទៅតាមនីតិវិធី និងនិយ័តកម្មទាក់ទងនឹងដំណើរការឥណទាន (formal control) ព្រមទាំងការត្រួតពិនិត្យតាមដានគុណភាពទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យឥណទានឱ្យបានទាន់ពេលវេលា (material control)។
- សម្ព័ន្ធធនាគារ និងធនាគារ នឹងរក្សាឱ្យបានល្អនូវសមតុល្យឥណទានតាមវិស័យផ្សេងៗដូចជាវិស័យឧស្សាហកម្ម តំបន់ភូមិសាស្ត្រ រូបិយប័ណ្ណ និងទំហំឥណទាន។
- ការវិភាគឥណទានឡើងដោយផ្ដោតសំខាន់លើសមត្ថភាពអតិថិជន និងឆន្ទៈរបស់អតិថិជនក្នុងការសងឥណទានតាមរយៈការវាយតម្លៃពីអត្ថចរិត និងលំហូរសាច់ប្រាក់ និងការអនុវត្តតាម Green-Lining Methodology។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ក) ការគ្រប់គ្រងហានិភ័យឥណទាន (ត)

សំពៀតឥណទានអតិបរមាសរុបរបស់សម្ព័ន្ធធនាគារ និងធនាគារដែលផ្តល់ឱ្យអតិថិជនម្នាក់ ឬក្រុមអតិថិជនតែមួយ (អត្ថបទហាតែមួយ) មិនត្រូវលើស ៥% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ “សំពៀតឥណទាន” (Exposure) គឺរួមមាន បរិមាណសរុបនៃ (i) ចំនួនទឹកប្រាក់នៃទ្រព្យរបស់អ្នកខ្ចី ដែលអ្នកខ្ចីនោះជាកូនបំណុល (ii) ប្រាក់ដែលអ្នកខ្ចីជំពាក់ (ឥណទេយ្យ) តាមរយៈការផ្តល់ហិរញ្ញប្បទាន ឬឥណទានទៅឱ្យ ឬជំនួសឱ្យបុគ្គលនោះ ដែលរួមមានដូចជាការធានាឥណទាន លិខិតឥណទាន និងឧបករណ៍និស្សន្ទ (Derivatives)។

(ខ) កម្រិតកំណត់ផ្ទៃក្នុង និង គោលនយោបាយកាត់បន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬ សហគ្រាសនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។ សម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងកម្រិតកំណត់ និងហានិភ័យឥណទានប្រមូលផ្តុំ នៅពេលដែលហានិភ័យត្រូវបានកំណត់ អត្តសញ្ញាណ។ ឥណទានធំ (Large Exposure) ត្រូវបានកំណត់ដោយ ធនាគារជាតិ នៃ កម្ពុជា ថាជា Exposure រួម ចំពោះ អ្នកទទួលបានផលឯកត្តជនណាមួយ ដែលលើសពី ១០% នៃទ្រព្យសម្បត្តិសុទ្ធ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ត្រូវរក្សាជានិច្ចនូវអនុបាតឥណទានធំសរុប ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តបាតតែមួយមិនឱ្យលើសពី ២០%នៃ មូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ហើយត្រូវរក្សាឥណទានធំសរុបមិនត្រូវឱ្យលើស ៣០០% នៃ មូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឡើយ។

យោងតាមលិខិតលេខ ២៩៦ របស់ធនាគារជាតិ នៃ ឡាវ តម្រូវឱ្យធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវរក្សាជានិច្ចនូវ អនុបាតអតិបរមា ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តបាតតែមួយមិនឱ្យលើសពី ២៥% មូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ ហើយ ត្រូវរក្សាអនុបាតឥណទានធំសរុបមិនត្រូវឱ្យលើស ៥០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ យ៉ាងណាមិញ មិនមានតម្រូវការនៃ អនុបាតឥណទានធំពីនាយកដ្ឋានគ្រប់គ្រង បទប្បញ្ញត្តិហិរញ្ញវត្ថុនៃប្រទេសមីយ៉ាន់ម៉ា សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ាឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានដាក់ឱ្យប្រើប្រាស់គោលការណ៍នានា សម្រាប់ការអនុវត្ត និងដើម្បីកាត់បន្ថយហានិភ័យ ឥណទាន។ ការកាត់បន្ថយហានិភ័យនេះភាគច្រើន ត្រូវបានទទួលយកក្នុងទម្រង់ ជាទ្រព្យដាក់បញ្ចាំក្នុងការធានាសុវត្ថិភាពឥណទាន និងបុរេប្រទាន។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពី ការទទួលយកទ្រព្យធានាដោយផ្អែកតាមចំណាត់ថ្នាក់ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃទ្រព្យធានាសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទាន មានដូចជា៖

- ទ្រព្យធានាជាទ្រព្យសម្បត្តិក្នុងលក្ខណៈដាស់នៅដ្ឋាន (ដីធ្លី អគារ និង ទ្រព្យសម្បត្តិផ្សេងៗ)
- កម្រៃផ្សេងៗលើទ្រព្យសកម្មក្នុងអាជីវកម្ម ដូចជាដីធ្លី អគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត។

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល ទំហំហានិភ័យ ឥណទាន គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាផ្សេងៗ ដែលបានផ្តល់មានលក្ខណៈ ស្រដៀងគ្នា ទំហំហានិភ័យឥណទាន គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលសម្ព័ន្ធធនាគារ និងធនាគារ នឹងត្រូវទូទាត់ ប្រសិនបើ សមភាគីទាមទារការអនុវត្តលិខិតធានាទាំងនោះ។ ចំណែកឯឥណទានដែលទាក់ទងនឹងកិច្ចសន្យា និងយថាភាព ដែលមិនអាច បដិសេធបាន ទៅលើអាយុកាលនៃកិច្ចសន្យានេះ ជាទូទៅគឺស្មើនឹងចំនួនទឹកប្រាក់ទាំងអស់ដែលមានក្នុងកិច្ចសន្យា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុ								
ក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២.៦៩០.៩៦៦.៩៥៤	១.៩៨២.៣៩១.៦៦២	១០.៧៩០.៧៧៧.៤៨៦	៧.៩៧៩.១២៦.៤៤០	២.៦២៧.២៩៤.៥៨៣	១.៩៥៨.០៥៨.១២៩	១០.៥៣៥.៤៥១.២៧៨	៧.៨៨១.១៨៣.៩៦៩
ការវិនិយោគហិរញ្ញវត្ថុ	២៤៣.៥៩៧.២៣១	៤៧១.៨០៤.៨៧៨	៩៧៦.៨២៤.៨៩៦	១.៤៩៩.០១៤.៦៣៤	២៤៣.៥៩៧.២៣១	៤៧១.៨០៤.៨៧៨	៩៧៦.៨២៤.៨៩៦	១.៤៩៩.០១៤.៦៣៤
ឥណទាននិងបុរេប្រទាន-សុទ្ធ	៧.២២២.៤១៣.៩៨៩	៧.០២៣.១៦៤.១០៤	២៨.៩៦១.៨៨០.០៩៦	២៨.២៦៨.២៣៥.៥១៩	៧.០៥៣.១៧០.៤៨២	៦.៨៦១.៨២៦.០១១	២៨.២៨៣.២១៣.៦៣៣	២៧.៦១៨.៨៤៩.៦៩៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១.០៥៥.០៣៣	២.២៥០.២៤៦	៤.២៣០.៦៨២	៩.០៥៧.២៤០	១.០៥៥.០៣៣	២.២៥០.២៤៦	៤.២៣០.៦៨២	៩.០៥៧.២៤០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១៤.២៩៨.៥៧២	១១.៤៩០.៩១១	៥៧.៣៣៧.២៧៤	៤៦.២៥០.៩១៧	១២.៦២៨.០២៨	៩.៥៤៩.២៩៦	៥០.៦៣៨.៣៩២	៣៨.៤៣៥.៩១៦
	១០.១៧២.៣៣១.៧៧៩	៩.៤៩១.១០១.៨០១	៤០.៧៩១.០៥០.៤៣៤	៣៨.២០១.៦៨៤.៧៩០	៩.៩៣៧.៧៤៩.៣៥៧	៩.៣០៣.៤៨៨.៥៦០	៣៩.៨៥០.៣៥៨.៨៨១	៣៧.៤៤៦.៥៤១.៤៥៣
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ ក្រៅ								
តារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៤០១.៦៤៨.៧៥៨	៣០១.៧៧១.១៧០	១.៦១០.៦១១.៥២០	១.២១៤.៦២៨.៩៥៩	៣៩៩.៥២៦.៩០៩	៣០០.៧៣៤.៦៣៧	១.៦០២.១០២.៩០៥	១.២១០.៤៥៦.៩១៤
លិខិតធានាឯកភាពធនាគារ	៣៨.៩០៦.៦០១	២៤.៤៣០.១៩៧	១៥៦.០១៩.៤៧០	៩៨.៣៣១.៥៤៣	៣៨.៦៦៣.៦៣៧	២៤.២៥៤.៤៨០	១៥៥.០៤១.១៨៤	៩៧.៦២៤.២៨២
លិខិតឥណទាន	៦.៩៣២.៥៨៦	៩.២៤១.៧៥៦	២៧.៧៩៩.៦៧០	៣៧.១៩៨.០៦៨	៦.៩៣២.៥៨៦	៩.២៤១.៧៥៦	២៧.៧៩៩.៦៧០	៣៧.១៩៨.០៦៨
	៤៤៧.៤៨៧.៩៤៥	៣៣៥.៤៤៣.១២៣	១.៧៩៤.៤២០.៦៦០	១.៣៥០.១៥៨.៥៧០	៤៤៥.១២៣.១៧២	៣៣៥.២៣០.៨៧៣	១.៧៨៤.៩៤៣.៧៥៩	១.៣៤៥.៦៧៩.២៦៤
ហានិភ័យឥណទានអតិបរមាសរុប	១០.៦១៩.៨១៩.៧២៤	៩.៨២៦.៥៤៤.៩២៤	៤២.៥៨៥.៤៧៧.០៩៤	៣៩.៥៥១.៨៤៣.៣៦០	១០.៣៨២.៨៧២.៥២៩	៩.៦៣៨.៧១៩.៤៣៣	៤១.៦៣៥.៣០២.៦៤០	៣៨.៧៩១.៨២០.៧១៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមា ដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

តារាងនៅទំព័រមុនបង្ហាញពីហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសេណារីយ៉ូស្ថានភាពអាក្រក់បំផុត ដោយមិនគិតពីទ្រព្យធានា ឬលិខិតធានា និងការកាត់បន្ថយហានិភ័យឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ ការប្រឈមហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។

ដូចបានបង្ហាញខាងលើ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ៦៨,០១% នៃការប្រឈមហានិភ័យ អតិបរមាសរុបចំពោះ សម្ព័ន្ធធនាគារ និង ៦៧,៩៣% ចំពោះធនាគារនៃការប្រឈមហានិភ័យអតិបរមាសរុបចំពោះធនាគារ គឺកើតមកពីឥណទាន និងបុរេប្រទាន (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៧១,៤៧% ចំពោះសម្ព័ន្ធធនាគារ និង ៧១,២០% ចំពោះធនាគាររៀងគ្នា) ។

អ្នកគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទាន ឱ្យស្ថិតក្នុងកម្រិតអប្បបរមា។ ហានិភ័យឥណទានជាសាធារណៈ គឺជាផលប៉ះពាល់ដែលកើតឡើងពីឥណទាន និងបុរេប្រទាន។ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីហានិភ័យឥណទានដែលកើតឡើងពីឥណទាន និងបុរេប្រទាន រាល់កម្រិតទំហំឥណទាន ត្រូវតែមិនលើសពី៧៥%នៃតម្លៃដែលអាចលក់ចេញដែលបានប៉ាន់ស្មានទុករបស់រូបបញ្ជីនោះទេ លើកលែងតែឥណទានផ្សេងទៀតដែលបានអនុម័តដោយគណៈកម្មាធិការគ្រប់គ្រងឥណទាន ដែលទំហំឥណទានធៀបទៅនឹងទ្រព្យបញ្ចាំមានតម្លៃលើសពី ៧៥%។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ប្រមាណ ៨៨,៥៦% សម្រាប់សម្ព័ន្ធធនាគារ និង៨៨,៦៩% សម្រាប់ធនាគារ នៃឥណទាន និងបុរេប្រទានទាំងនេះត្រូវបានដាក់បញ្ចាំ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ប្រមាណ ៩០,៦៨% សម្រាប់សម្ព័ន្ធធនាគារ និង៩០,៥៣% សម្រាប់ធនាគារ) រៀងគ្នា។

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យឥណទានកើតឡើងនៅពេលមានភាគីដៃគូមួយចំនួន ដែលមានសកម្មភាពអាជីវកម្មប្រហាក់ប្រហែលគ្នា និងមានស្ថានភាពផ្នែកសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបណ្តាលឱ្យពួកគេពុំមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលបាន នៅពេលដែលពួកគេជួបប្រទះនឹងផលប៉ះពាល់នៃបម្រែបម្រួលផ្នែកសេដ្ឋកិច្ច ឬលក្ខខណ្ឌផ្សេងៗទៀតស្រដៀងគ្នា។ សម្ព័ន្ធធនាគារ និងធនាគារ បានវិភាគលើហានិភ័យឥណទានប្រមូលផ្តុំដោយផ្អែកលើទីតាំងភូមិសាស្ត្រ និងប្រភេទអាជីវកម្មដូចមានក្នុងទំព័រន្ទាប់៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ផ្អែកទៅតាមទីតាំងនៃប្រទេស ភាគីដៃគូ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥									
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម									
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៥១៤.២៤៦.១៧៣	២១០.៥២៧.៩០៦	២១០.៣៥៤.៦៦២	៦១.៨៥១.៥៥០	៥៩១.០៨៣.០១៥	៥៣.៩៨៨.១៥៧	៩១.៦២៦	៤៨.៨២៣.៨៦៥	២.៦៩០.៩៦៦.៩៥៤
ការវិនិយោគហិរញ្ញវត្ថុ	២៤៣.៥៩៧.២៣១	-	-	-	-	-	-	-	២៤៣.៥៩៧.២៣១
ឥណទាន និងបុរេប្រទាន- សុទ្ធ	៧.០៥២.២១៣.៨០៩	-	-	១៤៦.៦៩១.៦០៨	-	-	២៣.៥០៨.៥៧២	-	៧.២២២.៤១៣.៩៨៩
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	-	-	១.០៥៥.០៣៣	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១៣.១៧៥.៣៩០	-	-	១.១១៦.៣២៥	-	-	៦.៨៥៧	-	១៤.២៩៨.៥៧២
	<u>៨.៨២៣.២៣២.៦០៣</u>	<u>២១០.៥២៧.៩០៦</u>	<u>២១០.៣៥៤.៦៦២</u>	<u>២០៩.៦៥៩.៤៨៣</u>	<u>៥៩១.០៨៣.០១៥</u>	<u>៥៣.៩៨៨.១៥៧</u>	<u>២៣.៦០៧.០៥៥</u>	<u>៤៩.៨៧៨.៨៩៨</u>	<u>១០.១៧២.៣៣១.៧៧៩</u>
ការប្រឈមឥណទានទាក់ទិននឹងសមាសធាតុ ក្រៅ									
តារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣៩៩.៥២៦.៩០៩	-	-	២.១២១.៨៤៩	-	-	-	-	៤០១.៦៧៨.៧៥៨
លិខិតធានាធនាគារ	៣៨.៦៦៣.៦៣៧	-	-	២៤២.៩៦៤	-	-	-	-	៣៨.៩០៦.៦០១
លិខិតឥណទាន	៦.៩៣២.៥៨៦	-	-	-	-	-	-	-	៦.៩៣២.៥៨៦
	<u>៤៤៥.១២៣.១៣២</u>	<u>-</u>	<u>-</u>	<u>២.៣៦៤.៨១៣</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៤៤៧.៤៨៧.៩៥៥</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>៩.២៦៨.៣៥៥.៧៣៥</u>	<u>២១០.៥២៧.៩០៦</u>	<u>២១០.៣៥៤.៦៦២</u>	<u>២១២.០២៤.២៩៦</u>	<u>៥៩១.០៨៣.០១៥</u>	<u>៥៣.៩៨៨.១៥៧</u>	<u>២៣.៦០៧.០៥៥</u>	<u>៤៩.៨៧៨.៨៩៨</u>	<u>១០.៦១៩.៨១៩.៧៣៤</u>
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៣៧.១៦៦.១០៦.៤៩៧</u>	<u>៨៤៤.២១៦.៩០៣</u>	<u>៨៤៣.៥២២.១៩៥</u>	<u>៨៥០.២១៧.៤២៧</u>	<u>២.៣៧០.២៤២.៨៩០</u>	<u>២១៦.៤៩២.៥១០</u>	<u>៩៤.៦៦៤.២៩១</u>	<u>២០០.០១៤.៣៤១</u>	<u>៤២.៥៨៥.៤៧៧.០៩៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.២៩៧.៨៦២.៦៧៤	៥៤៨.៣០៥	២៤១.១៧៣	២៣.៥៨៥.០៧១	១២៦.២១១.២៣២	៣៩៧.៥៣៨.៩០៥	៨៩.៦៨៨	១៣៦.២៦៤.៦១០	១.៩៨២.៣៩១.៦៦២
ការវិនិយោគហិរញ្ញវត្ថុ	៤៧១.៨០៤.៨៧៤	-	-	-	-	-	-	-	៤៧១.៨០៤.៨៧៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦៨៦១.០៣៥.៤១០	-	-	១៤០.៥២៦.៨០៤	-	-	២១.៦០១.៨៩០	-	៧.០២៣.១៦៤.១០៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	(៥៨៣.៦០៧)	-	-	-	-	-	-	២.៨៣៣.៨៥៣	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.៦៤៥.៦១៣	-	-	១.៨៤៥.២៩៨	-	-	-	-	១១.៤៩០.៩១១
	៨.៦៣៩.៧៦៤.៩៧២	៥៤៨.៣០៥	២៤១.១៧៣	១៦៥.៩៥៧.១៧៣	១២៦.២១១.២៣២	៣៩៧.៥៣៨.៩០៥	២១.៦៩១.៥៧៨	១៣៩.០៩៨.៤៦៣	៩.៤៩១.១០១.៨០១
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣០០.៧៣៤.៦៣៧	-	-	១.០៣៦.៥៣៣	-	-	-	-	៣០១.៧៧១.១៧០
លិខិតធានាធនាគារ	២៤.២៥៤.៤៨០	-	-	១៧៥.៧១៧	-	-	-	-	២៤.៤៣០.១៩៧
លិខិតឥណទាន	៩.២៤១.៧៥៦	-	-	-	-	-	-	-	៩.២៤១.៧៥៦
	៣៣៤.២៣០.៨៧៣	-	-	១.២១២.២៥០	-	-	-	-	៣៣៥.៤៤៣.១៧៣
ការប្រឈមឥណទានអតិបរមាសរុប	៨.៩៧៣.៩៩៥.៨៤៥	៥៤៨.៣០៥	២៤១.១៧៣	១៦៧.១៦៩.៤២៣	១២៦.២១១.២៣២	៣៩៧.៥៣៨.៩០៥	២១.៦៩១.៥៧៨	១៣៩.០៩៨.៤៦៣	៩.៨៦៦.៥៤៤.៩២៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៦.១២០.៣៣៣.២៧៦	២.២០៦.៩២៧	៩៧០.៧២១	៦៧២.៥៥៦.៩២៤	៥០៨.២០១.៤៥៩	១.៦០០.០៩៤.០៩៣	៨៧.៣០៨.៦០១	៥៥៩.៨៧១.៣១៤	៣៩.៥៥១.៨៤៣.៣១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៥១៤.២០៧.០៩៥	២១០.៥២៧.៩០៦	២១០.៣៥៤.៦៦២	៣៣.០១៥	៥៩១.០៨៣.០១៥	៥៣.៩៨៨.១៥៧	៤៦.៦១៧	៤៧.០៥៤.១១៦	២.៦២៧.២៩៤.៥៨៣
ការវិនិយោគហិរញ្ញវត្ថុ	២៤៣.៥៩៧.២៣១	-	-	-	-	-	-	-	២៤៣.៥៩៧.២៣១
ឥណទាន និងបុរេប្រទាន-សុទ្ធ	៧.០៥៣.១៧០.៤៨២	-	-	-	-	-	-	-	៧.០៥៣.១៧០.៤៨២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	-	-	១.០៥៥.០៣៣	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១២.៤១៣.៦៦៤	-	-	-	-	-	២១៤.៣៦៤	-	១២.៦២៨.០២៨
	៨.៨២៣.៣៨៤.៤៧២	២១០.៥២៧.៩០៦	២១០.៣៥៤.៦៦២	៣៣.០១៥	៥៩១.០៨៣.០១៥	៥៣.៩៨៨.១៥៧	២៦០.៩៨១	៤៨.១០៩.១៤៩	៩.៩៣៧.៧៤៥.៣៥៧
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣៩៩.៥២៦.៩០៩	-	-	-	-	-	-	-	៣៩៩.៥២៦.៩០៩
លិខិតធានាធនាគារ	៣៨.៦៦៣.៦៣៧	-	-	-	-	-	-	-	៣៨.៦៦៣.៦៣៧
លិខិតឥណទាន	៦.៩៣២.៥៨៦	-	-	-	-	-	-	-	៦.៩៣២.៥៨៦
	៤៤៥.១២៣.១៣២	-	-	-	-	-	-	-	៤៤៥.១២៣.១៣២
ការប្រឈមឥណទានអតិបរមាសរុប	៩.២៦៨.៥១១.៦០៤	២១០.៥២៧.៩០៦	២១០.៣៥៤.៦៦២	៣៣.០១៥	៥៩១.០៨៣.០១៥	៥៣.៩៨៨.១៥៧	២៦០.៩៨១	៤៨.១០៩.១៤៩	១០.៣៨២.៨៦៨.៤៨៩
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៧.១៦៦.៧៣១.៥៣២	៨៤៤.២១៦.៩០៣	៨៤៣.៥២២.១៩៥	១៣២.៣៩០	២.៣៧០.២៤២.៨៩០	២១៦.៤៩២.៥១០	១.០៤៦.៥៣៤	១៩២.៩១៧.៦៨៧	៤១.៦៣៥.៣០២.៦៤១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.២៩៧.៨១០.៤៣៩	៥៤៨.៣០៥	២៤១.១៧៣	៣៩.២៩៥	១២៦.២៦១.២៣២	៣៩៧.៥៣៨.៩០៥	៤៦.៧១៦	១៣៥.៥៧២.០៦៤	១.៩៥៨.០៥៨.១២៩
ការវិនិយោគហិរញ្ញវត្ថុ	៤៧១.៨០៤.៨៧៨	-	-	-	-	-	-	-	៤៧១.៨០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦.៨៦១.៨២៦.០១១	-	-	-	-	-	-	-	៦.៨៦១.៨២៦.០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	(៥៨៣.៦០៧)	-	-	-	-	-	-	២.៨៣៣.៨៥៣	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.២៩១.២៦៩	-	-	-	-	-	២៥៨.០២៧	-	៩.៥៤៩.២៩៦
	<u>៨.៦៤០.១៤៨.៩៩០</u>	<u>៥៤៨.៣០៥</u>	<u>២៤១.១៧៣</u>	<u>៣៩.២៩៥</u>	<u>១២៦.២៦១.២៣២</u>	<u>៣៩៧.៥៣៨.៩០៥</u>	<u>៣០៤.៧៤៣</u>	<u>១៣៨.៤០៥.៩១៧</u>	<u>៩.៣០៣.៤៨៨.៥៦០</u>
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៣០០.៧៣៤.៦៣៧	-	-	-	-	-	-	-	៣០០.៧៣៤.៦៣៧
លិខិតធានាធនាគារ	២៤.២៥៤.៤៨០	-	-	-	-	-	-	-	២៤.២៥៤.៤៨០
លិខិតឥណទាន	៩.២៤១.៧៥៦	-	-	-	-	-	-	-	៩.២៤១.៧៥៦
	<u>៣៣៤.២៣០.៨៧៣</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៣៣៤.២៣០.៨៧៣</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>៨.៩៧៤.៣៧៩.៨៦៣</u>	<u>៥៤៨.៣០៥</u>	<u>២៤១.១៧៣</u>	<u>៣៩.២៩៥</u>	<u>១២៦.២៦១.២៣២</u>	<u>៣៩៧.៥៣៨.៩០៥</u>	<u>៣០៤.៧៤៣</u>	<u>១៣៨.៤០៥.៩១៧</u>	<u>៩.៦៣៧.៧១៩.៤៣៣</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៣៦.១២១.៨៧៨.៩៤៨</u>	<u>២.២០៦.៩២៨</u>	<u>៩៧០.៧២១</u>	<u>១៥៤.១៦២</u>	<u>៥០៨.២០១.៤៥៩</u>	<u>១.៦០០.០៩៤.០៩៣</u>	<u>១.២២៦.៥៩១</u>	<u>៥៥៧.០៨៣.៨១៦</u>	<u>៣៤.៧៩១.៨២០.៧១៨</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ទៅតាមតម្លៃយោង គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ផ្អែកទៅតាមប្រភេទអាជីវកម្មរបស់ភាគីដែលមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២.៦៩០.៩៦៦.៩៥៤	-	-	-	-	-	-	២.៦៩០.៩៦៦.៩៥៤
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	២៤៣.៥៩៧.២៣១	២៤៣.៥៩៧.២៣១
ឥណទាន និងបុរេប្រទាន-សុទ្ធ	២០.៧០៧.៩៩៥	២.៤២៨.៩០៧.៣០៦	១.៧៥៤.៦៤៦.៦៩២	១៦៥.៤១៩.២៩៩	២៣៤.៥៤៧.៥០៨	១.៤១២.៧៨៩.៦៧៤	១.២០៤.៩៩៥.៥១៥	៧.២២២.៤១៣.៩៨៩
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១.០៥៥.០៣៣	-	-	-	-	-	-	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦.១១៩.៤៨៩	-	-	-	-	-	៨.១៧៨.៦៨៣	១៤.២៩៨.១៧២
	២.៧១៨.៤៨៩.៨៧១	២.៤២៨.៩០៧.៣០៦	១.៧៥៤.៦៤៦.៦៩២	១៦៥.៤១៩.២៩៩	២៣៤.៥៤៧.៥០៨	១.៤១២.៧៨៩.៦៧៤	១.៤៥៦.៧៧១.៤២៩	១០.១៧២.៣៣១.៧៧៩
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៤០១.៦៤៨.៧៥៤	៤០១.៦៤៨.៧៥៤
លិខិតធានាធនាគារ	-	-	-	-	-	-	៣៤.៩០៦.៦០១	៣៤.៩០៦.៦០១
លិខិតឥណទាន	-	-	-	-	-	-	៦.៩៣២.៥៤៦	៦.៩៣២.៥៤៦
	-	-	-	-	-	-	៤៤៧.៤៨៧.៩០១	៤៤៧.៤៨៧.៩០១
ការប្រឈមឥណទានអតិបរមាសរុប	២.៧១៨.៤៨៩.៨៧១	២.៤២៨.៩០៧.៣០៦	១.៧៥៤.៦៤៦.៦៩២	១៦៥.៤១៩.២៩៩	២៣៤.៥៤៧.៥០៨	១.៤១២.៧៨៩.៦៧៤	១.៨០៤.២៥៩.៣៨០	១០.៦១៩.៤១៩.៧២៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០.៩០២.៥៨៧.៩៨៣	៩.៧៣៩.៩១៤.២៩៧	៧.០៣៦.១៣៣.២៣៥	៦៦៤.៩៣៥.៣៤៩	៩៤០.៥៣៥.៥០៧	៥.៦៦៥.២៨៦.៥៩៣	៧.៦៣៦.០៨០.០៩០	៤២.៥៨៥.៤៧៧.០៩៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	សម្ព័ន្ធធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៩៨២.៣៩១.៦៦២	-	-	-	-	-	-	១.៩៨២.៣៩១.៦៦២
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤៧១.៨០៤.៨៧៨	៤៧១.៨០៤.៨៧៨
ឥណទាននិងប្រែប្រួលទាន-សុទ្ធ	១.១៤៥.៣៤២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៨៥.៨៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៨៥២	១.៤៥០.៥១៨.៥៥៩	១.១២២.៦៧៧.០៧៤	៧.០២៣.១៦៤.១០៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២.២៥០.២៤៦	-	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.៤៨៩.៤៤២	-	-	-	-	-	៦.០០១.៤៦៩	១១.៤៩០.៩១១
	១.៩៩១.២៧៦.៦៩២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៨៥.៨៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៨៥២	១.៤៥០.៥១៨.៥៥៩	១.៦០០.៤៨៣.៤២១	៩.៤៩១.១០១.៨០១
ការប្រឈមឥណទានទាក់ទងនឹង								
សមាសធាតុក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៣០១.៧៧១.១៧០	៣០១.៧៧១.១៧០
លិខិតធានារ៉ាប់រងធនាគារ	-	-	-	-	-	-	២៤.៤៣០.១៩៧	២៤.៤៣០.១៩៧
លិខិតឥណទាន	-	-	-	-	-	-	៩.២៤១.៧៥៦	៩.២៤១.៧៥៦
	-	-	-	-	-	-	៣៣៥.៤៤៣.១២៣	៣៣៥.៤៤៣.១២៣
ការប្រឈមឥណទានអតិថិជនសរុប	១.៩៩១.២៧៦.៦៩២	២.៣៤៤.៥៣២.២៤៩	១.៦៩២.៧៨៥.៨៧៩	១៧៥.៩៤៧.១៤៩	២៣៥.៥៥៧.៨៥២	១.៤៥០.៥១៨.៥៥៩	១.៩៣៥.៩២៦.៥៤៤	៩.៨២៦.៥៤៤.៩២៤
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៤.០១៤.៨៨៤.៦៨៥	៩.៤៣៦.៧៤២.៣០២	៦.៨១៣.៤៦៣.១៦៣	៧០៤.១៨៧.២៧៥	៩៤៤.១២០.៣៥៤	៥.៨៣៤.៣៣៧.២០០	៧.៧៩២.១០៤.៣៤០	៣៩.៥៥១.៨៤៣.៣១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥								
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២.៦២៧.២៩៤.៥៨៣	-	-	-	-	-	-	២.៦២៧.២៩៤.៥៨៣
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	២៤៣.៥៩៧.២៣១	២៤៣.៥៩៧.២៣១
ឥណទាននិងបុរេប្រទាន-សុទ្ធ	២០.៧០៧.៩៩៤	២.៣៦០.៩៦២.១៥៤	១.៧១៩.៧០៥.៥០១	១៥៦.៣៩៧.៣០៣	២២៩.៤៥៩.០៥៦	១.៣៧០.០៤៦.២៧៧	១.១៩៥.៤៩២.១៩៧	៧.០៥៣.១៧០.៤៨២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១.០៥៥.០៣៣	-	-	-	-	-	-	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦.២៩០.៩៣៩	-	-	-	-	-	៦.៣៣៧.០៨៩	១២.៦២៨.០២៨
	២.៦៥៥.៣៤៨.៥៤៩	២.៣៦០.៩៦២.១៥៤	១.៧១៩.៧០៥.៥០១	១៥៦.៣៩៧.៣០៣	២២៩.៤៥៩.០៥៦	១.៣៧០.០៤៦.២៧៧	១.៤៤៥.៤២៦.៥១៧	៩.៩៣៧.៧៤៥.៣៥៧
ការប្រឈមឥណទានទាក់ទិននឹងសមាសធាតុ								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៣៩៩.៥២៦.៩០៩	៣៩៩.៥២៦.៩០៩
លិខិតធានាធនាគារ	-	-	-	-	-	-	៣៨.៦៦៣.៦៣៧	៣៨.៦៦៣.៦៣៧
លិខិតឥណទាន	-	-	-	-	-	-	៦.៩៣២.៥៨៦	៦.៩៣២.៥៨៦
	-	-	-	-	-	-	៤៤៥.១២៣.១៣២	៤៤៥.១២៣.១៣២
ការប្រឈមឥណទានអតិបរមាសរុប	២.៦៥៥.៣៤៨.៥៤៩	២.៣៦០.៩៦២.១៥៤	១.៧១៩.៧០៥.៥០១	១៥៦.៣៩៧.៣០៣	២២៩.៤៥៩.០៥៦	១.៣៧០.០៤៦.២៧៧	១.៤៩០.៩៥០.៦៤៩	១០.៣៨២.៨៦៨.៤៨៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០.៦៤៧.៩៤៧.៦៨១	៩.៤៦៧.៤៥៨.២៣៤	៦.៨៩៦.០១៩.០៥៩	៦២៧.១៥៣.១៨៥	៩២០.១៣០.៨១៥	៥.៤៩៣.៨៨៥.៥៧១	៧.៥៤២.៧០៨.០៩២	៤១.៦៣៥.៣០២.៦៤១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុក្នុង								
តារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៩៥៨.០៥៤.១២៩	-	-	-	-	-	-	១.៩៥៨.០៥៤.១២៩
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៤៧១.៨០៤.៨៧៨	៤៧១.៨០៤.៨៧៨
ឥណទាននិងប្រទាន-សុទ្ធ	១.១៤៥.៣៤២	២.២៤១.៩០១.៥៤៥	១.៦៥៧.៥៦៤.៨៨៣	១៦៦.២៣៨.៥២៥	២៣០.៣៩៨.១៤៦	១.៤១០.៥៧០.៤៣៤	១.១១៤.០០៧.១៣៦	៦.៨៦១.៨២៦.០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២.២៥០.២៤៦	-	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.៧២២.០៩២	-	-	-	-	-	៣.៨២៧.២០៤	៩.៥៤៩.២៩៦
	១.៩៦៧.១៧៥.៨០៩	២.២៤១.៩០១.៥៤៥	១.៦៥៧.៥៦៤.៨៨៣	១៦៦.២៣៨.៥២៥	២៣០.៣៩៨.១៤៦	១.៤១០.៥៧០.៤៣៤	១.៥៨៩.៦៣៩.២១៨	៩.៣០៣.៤៨៨.៥៦០
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុក្រៅ								
តារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៣០០.៧៣៤.៦៣៧	៣០០.៧៣៤.៦៣៧
លិខិតធានាធនាគារ	-	-	-	-	-	-	២៤.២៥៤.៤៨០	២៤.២៥៤.៤៨០
លិខិតឥណទាន	-	-	-	-	-	-	៩.២៤១.៧៥៦	៩.២៤១.៧៥៦
	-	-	-	-	-	-	៣២៥.៧២៦	៣២៥.៧២៦
ការប្រឈមឥណទានអតិបរមាសរុប	១.៩៦៧.១៧៥.៨០៩	២.២៤១.៩០១.៥៤៥	១.៦៥៧.៥៦៤.៨៨៣	១៦៦.២៣៨.៥២៥	២៣០.៣៩៨.១៤៦	១.៤១០.៥៧០.៤៣៤	១.៩២៩.៦៧០.០៩១	៩.៦៣៧.៧១៩.៤៨៦
សម្រាប់លើកទ្រព្យសកម្ម (កំណត់សម្គាល់ ៥)	៧.៩១៧.៨៨២.៦៣១	៩.១៨៤.៦៥៣.៧១៩	៦.៦៧១.៦៩៨.៦៥៤	៦៦៩.១១០.០៦៣	៩២៧.៣៥២.៥៣៨	៥.៦៧៧.៥៤៥.៩៩៧	៧.៧៤៣.៥៧៧.១១៦	៣៤.៧៩១.៨២០.៧១៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ង) គោលនយោបាយឥណទានលុបចេញពីបញ្ជី

ឧបករណ៍ហិរញ្ញវត្ថុ អាចត្រូវបានលុបចេញពីបញ្ជីក្រោមការអនុម័តរបស់គណៈកម្មាធិការគ្រប់គ្រងឥណទាន ក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួនលើហ្វូស៊ីលីដីនោះ ឬនៅពេលដែលផ្នែកខ្លះ ឬផ្នែកទាំងអស់ត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន។ នេះជាករណីពិសេសនៅពេលដែលគ្មានការរំពឹងទុកពីតម្រូវការឡើងវិញរបស់គូភាគី ឬនៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារបានបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួន ដោយសារការសម្រេចចិត្តរបស់តុលាការ។ ក្នុងកាលៈទេសៈដែលហ្វូស៊ីលីដីមួយអាចត្រូវបានលុបចេញពីបញ្ជី (Write-Off) ក្នុងករណីដែលបានកំណត់ដូចខាងក្រោម៖

- គ្រប់ទម្រង់នៃមូលបត្រ ធានា ឬទ្រព្យធានា ត្រូវបានប្រកាស និង លក់ចេញ ប៉ុន្តែទឹកប្រាក់ដែលលក់ចេញ មិនអាចទូទាត់សងគ្រប់ចំនួនដែលនៅសល់របស់ហ្វូស៊ីលីដី ។
- សម្ព័ន្ធធនាគារ និងធនាគារមិនអាចប្រមូលបាន ឬមិនមានការធានាសមស្រប ថាសម្ព័ន្ធធនាគារ និងធនាគារនឹងប្រមូលបានគ្រប់ចំនួនដែលដល់កាលកំណត់សង ស្របតាម លក្ខខណ្ឌនៃកិច្ចសន្យាហ្វូស៊ីលីដី។
- សមភាគីបានក្លាយជានរក ឬកំពុងស្ថិតក្នុងដំណាក់កាល រៀបចំឡើងវិញផ្នែកហិរញ្ញវត្ថុ និងដែលលទ្ធផលនៃការរៀបចំឡើងវិញនេះ វានឹងមិនអាចទូទាត់សង ហ្វូស៊ីលីដីបាន។
- ហ្វូស៊ីលីដីនេះត្រូវបានចាត់ថ្នាក់ថា បាត់បង់។

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

យោងតាមណែនាំ ស.រ.ហ.អ.ក ៩ បានផ្តល់នូវ ការខាតបង់ឥណទានរំពឹងទុក (ECL) ដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងថាជួបការខាតបង់កើតឡើង ទាំងនៅក្នុងរយៈពេល ១២ខែ ត្រូវចាត់ទុកជា (ដំណាក់កាលទី១) ឬ មួយអាយុកាល ត្រូវចាត់ទុកជា (ដំណាក់កាលទី២ និងទី៣) ។ ការផ្លាស់ប្តូរវិធីសាស្ត្រនៃការធ្វើសវិធានធន ដែលបានបង្កើតដោយ ស.រ.ហ.អ.ក ៩ គឺក្នុងគោលបំណងដើម្បី៖

- ធានាឱ្យមានការទទួលស្គាល់ទាន់ពេលវេលានៃការបាត់បង់ឥណទាន ដែលមានលក្ខណៈឆ្លុះបញ្ចាំងជាងម៉ូដែលការបាត់បង់ដែលបានកើតឡើង (Incurred Loss Model) ពីមុន។
- បែងចែករវាងឧបករណ៍ហិរញ្ញវត្ថុ ដែលគុណភាពឥណទានកាន់តែយ៉ាបយឺតទៅៗ និងឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានការខូចខាត។ និង
- ផ្តល់នូវការប៉ាន់ស្មានកាន់តែប្រសើរនៃការខាតបង់ឥណទានរំពឹងទុក (ECL) ស្របទៅនឹងស្ថានភាពថា ក្រុមហ៊ុនសង្គមកិច្ច។

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការប្រែប្រួលគុណភាពឥណទានគិត ចាប់តាំងពីហ្វូស៊ីលីដីបាន ទទួលស្គាល់ពីដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក	ការខាតបង់ឥណទានរំពឹងទុក១២ខែ (ECL១២ ខែ)	ការខាតបង់ឥណទាន រំពឹងទុកមួយអាយុកាល(ECLអាយុកាល)	ការខាតបង់ឥណទានរំពឹងទុកមួយអាយុកាល(ECLអាយុកាល)
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន	ហានិភ័យឥណទានមានការកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនានៃប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ឬតាមរយៈចំណូលផ្សេងៗគឺជាកម្មវត្ថុនៃការវាយតម្លៃអ៊ីម៉ែរ។

សម្ព័ន្ធធនាគារ និងធនាគារ បានវាស់វែង ECL ដោយប្រើវិធីសាស្ត្រទូទៅ និងសាមញ្ញ។ វិធីសាស្ត្រទូទៅរួមមាន ការព្រែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យធ្វើចំណាត់តាមដំណាក់កាល តាមរយៈការវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈ ECL មួយអាជ្ញាកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាកាលបរិច្ឆេទនៃការវាយតម្លៃនីមួយៗ សម្ព័ន្ធធនាគារ និងធនាគារ នឹងវាយតម្លៃហានិភ័យឥណទានទៅតាមឥណទាននីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅការចាប់ផ្តើមកាលបរិច្ឆេទនៃឥណទាននោះ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានប្រើនៅពេលដែលមិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យធ្វើចំណាត់ថ្នាក់តាមដំណាក់កាល។ នឹងត្រូវអនុវត្តទាំងឥណទានដំណើរការ (ដំណាក់កាលទី១) ឬ ឥណទានមិនដំណើរការ (“អ៊ិនតឺអិល”) (ដំណាក់កាលទី៣) ផ្អែកលើសូចនាករខកខានទូទាត់សង។

ខាងក្រោមនេះ គឺជាតារាងបង្ហាញពីការសង្ខេបនៃស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	កម្រិតហានិភ័យ/ ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ ថ្នាក់របស់ធនាគារ ជាតិ នៃ កម្ពុជា	ស្ថានភាព	សូចនាករ ការខកខាន ទូទាត់សង
១	១ ២ ៣ ៤ ៥ ៦	LT* ០ ≤ DPD ≤ ២៩ ST** ០ ≤ DPD ≤ ១៤	ធម្មតា	-	មិនខកខាន/ដំណើរការ
២	៧	LT* ៣០ ≤ DPD ≤ ៨៩ ST** ១៥ ≤ DPD ≤ ៣០	ឃ្លាំមើល	SICR	
៣	៨	LT* ៩០ ≤ DPD ≤ ១៧៩ ST** ៣១ ≤ DPD ≤ ៦០	ក្រោមស្តង់ដារ	NPL	ខកខាន/ មិនដំណើរការ
	៩	LT* ១៨០ ≤ DPD ≤ ៣៥៩ ST** ៦១ ≤ DPD ≤ ៩០	សង្ស័យ		
	១០	LT* DPD ≥ ៣៦០ ST** DPD ≥ ៩១	បាត់បង់		

*LT ហួសពីរយៈពេលវែង **ST ហួសពីរយៈពេលខ្លី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ធនាគារ អេស៊ីលីដា ឡារ លីមីធីត

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ថ្នាក់របស់BOL	ស្ថានភាព	សូចនាករ ការខកខានទូទាត់សង
១	$0 \leq DPD \leq 29$	ធម្មតា	-	មិនខកខាន/ដំណើរការ
២	$30 \leq DPD \leq 59$	ប្តូរមើល	SICR	
៣	$60 \leq DPD \leq 89$	ក្រោមស្តង់ដារ	NPL	ខកខាន/មិនដំណើរការ
	$90 \leq DPD \leq 119$	សង្ស័យ		
	$DPD \geq 120$	បាត់បង់		

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់(DPD)	ការធ្វើចំណាត់ថ្នាក់របស់នាយកដ្ឋានគ្រប់គ្រងបទប្បញ្ញត្តិហិរញ្ញវត្ថុ	ស្ថានភាព	សូចនាករ ការខកខានទូទាត់សង
១	ទៀងទាត់	ធម្មតា	-	មិនខកខាន/ដំណើរការ
២	$0 \leq DPD \leq 29$	ក្រោមស្តង់ដារ	SICR	
៣	$30 \leq DPD \leq 60$	ប្តូរមើល	NPL	ខកខាន/មិនដំណើរការ
	$61 \leq DPD \leq 90$	សង្ស័យ		
	$DPD \geq 91$	បាត់បង់		

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារបានធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធនជាភាពព្យាបាទតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា តាមប្រកាសលេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរលេខ ៨៧ ០១៨-០០១ ស រច ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ូតែមិន។ ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជា ៥ ចំណាត់ថ្នាក់ដូចបានពិពណ៌នាខាងក្រោម៖

ចំណាត់ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វូស៊ីលីធីដែលមានកាលកំណត់ដំបូងលើសពីមួយឆ្នាំ	ហ្វូស៊ីលីធីដែលមានកាលកំណត់ដំបូង ឬតិចជាង ឬស្មើមួយឆ្នាំ
១- ធម្មតា(Normal) ហ្វូស៊ីលីធី មានការទូទាត់សងតាមកំណត់ និងមិនមានការសង្ស័យលើការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងទៀងទាត់ស្របតាមកិច្ចសន្យា ហើយហ្វូស៊ីលីធីមិនមានបង្ហាញពីសញ្ញាចុះខ្សោយទាក់ទងនឹងសមត្ថភាពទូទាត់សងអាជីវកម្មលំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។	ទៀងទាត់	ទៀងទាត់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង តិចជាង ឬស្មើមួយឆ្នាំ
២- ឃ្លាំមើល (Special Mention) ហ្វាស៊ីលីតឺប្រភេទនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និង មិនទាន់ហួសកាលកំណត់ទូទាត់សង ប៉ុន្តែបង្ហាញពីសញ្ញា ចុះខ្សោយដែលអាចជះឥទ្ធិពលដល់ការទូទាត់សងរបស់ អតិថិជន នាពេលអនាគត ប្រសិនបើមិនមានវិធានការកែ តម្រូវទាន់ពេលវេលា និងការយកចិត្តទុកដាក់ឱ្យបានដិត ដល់ពីធនាគារ ។ សញ្ញាចុះខ្សោយនេះមានដូចជា ស្ថាន ភាពធ្លាក់ចុះជាបណ្តើរៗនៃ អាជីវកម្ម ឬស្ថានភាពហិរញ្ញវត្ថុ របស់អតិថិជន និងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចនិងទី ផ្សារ ដែលអាចប៉ះពាល់ដល់លទ្ធភាពប្រាក់ចំណេញ និងសមត្ថភាពទូទាត់សងនាពេលអនាគត ឬ ការធ្លាក់ចុះ តម្លៃទ្រព្យធានា។ ចំណាត់ថ្នាក់នេះ ត្រូវធ្វើឡើងដោយមាន ហេតុផលច្បាស់លាស់ និងមិនគួរប្រើប្រាស់ជាការសម្រប សម្រួលនៅពេលចាត់ថ្នាក់រវាងហ្វាស៊ីលីតឺធម្មតា និង ហ្វាស៊ីលីតឺក្រោម ស្តង់ដារទេ។	- ហ្វាស៊ីលីតឺណា ដែលហួសកាលកំណត់ សងរយៈពេលពី ៣០ថ្ងៃរហូតដល់ ៨៩ ថ្ងៃ។ - ករណីការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ ត្រូវបញ្ចូលទៅជា ប្រាក់ដើមធ្វើទុនហិរញ្ញប្បទាន ឬបង្វិល ទៅជាហ្វាស៊ីលីតឺថ្មី។	- ហ្វាស៊ីលីតឺណា ដែលហួសកាលកំណត់ សងអតិបរមាក្នុងរយៈពេល ៣០ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមាក្នុង រយៈពេល ៣០ថ្ងៃ ត្រូវបញ្ចូលទៅជា ប្រាក់ដើមធ្វើហិរញ្ញប្បទាន ឬបង្វិលទៅជា ហ្វាស៊ីលីតឺថ្មី ។ - ករណីឥណទានវិបារូបន៍ត្រូវបានប្រើ លើសកម្រិតអនុម័ត អតិបរមារយៈពេល ៣០ថ្ងៃ ឬគណនីឥណទាន វិបារូបន៍ មិនមានចលនាសាច់ប្រាក់ចេញចូល (Inactive) អតិបរមា ក្នុងរយៈពេល ៣០ថ្ងៃ ឬលំហូរសាច់ប្រាក់សុទ្ធក្នុង គណនី នោះមិនមានគ្រប់គ្រាន់ ដើម្បី ទូទាត់ការប្រាក់អតិបរមា ក្នុងរយៈពេល ៣០ថ្ងៃ ។
៣- ក្រោមស្តង់ដារ (Sub-standard) ហ្វាស៊ីលីតឺប្រភេទនេះ បង្ហាញភាពទន់ខ្សោយគួរឱ្យកត់ សម្គាល់ និងមិនត្រូវបានគាំពារគ្រប់គ្រាន់ ដោយស្ថានភាព អាជីវកម្ម ឬហិរញ្ញវត្ថុបច្ចុប្បន្ន និងសមត្ថភាពទូទាត់សង របស់អតិថិជន ។ ជាពិសេស ប្រភពចំណូលចម្បងមិនគ្រប់ គ្រាន់សម្រាប់ទូទាត់សងបំណុល ធនាគារត្រូវតែសង្កេត មើលប្រភពចំណូលបន្ថែមផ្សេងទៀត ដូចជាការលក់ ទ្រព្យធានាជាដើមដែលជាប់ពាក់ព័ន្ធអតិថិជន។ កត្តានាំឱ្យ មានការចាត់ថ្នាក់ក្រោមស្តង់ដារមានដូចជា៖ - អតិថិជនគ្មានលទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចសង ប្រាក់តាមកិច្ចសន្យា - ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផលដែលនឹង ជះឥទ្ធិពលមិនល្អដល់អាជីវកម្ម និងលទ្ធភាពប្រាក់ ចំណេញរបស់អតិថិជននាពេលអនាគត - ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ និង/ឬអតិថិជន គ្មាន លទ្ធភាពក្នុងការស្វែងរកចំណូលគ្រប់គ្រាន់ ដើម្បីទូទាត់ សងបំណុល - អតិថិជនជួបប្រទះការលំបាកក្នុងការទូទាត់ហ្វាស៊ីលីតឺ ផ្សេងៗទៀតរបស់ធនាគារ ឬរបស់គ្រឹះស្ថានផ្សេងទៀត ប្រសិនបើមានព័ត៌មានដែលអាចរកបាន - អតិថិជនលើសលើលក្ខខណ្ឌនៃកិច្ចសន្យាហិរញ្ញវត្ថុ	- នៅពេលដែលហ្វាស៊ីលីតឺដែលហួស កាលកំណត់សងរយៈពេលពី ៩០ថ្ងៃទៅ ១៧៩ថ្ងៃ ។ - នៅពេលដែល ការទូទាត់ការប្រាក់ក្នុង រយៈពេលពី៩០ថ្ងៃ ទៅ ១៧៩ថ្ងៃ ត្រូវ បញ្ចូលទៅជាប្រាក់ដើមធ្វើទុនហិរញ្ញ ប្បទាន ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី។	- នៅពេលដែលហ្វាស៊ីលីតឺណាមួយ ហួសកាលបរិច្ឆេទសងក្នុងរយៈពេល អតិបរមា ៦០ ថ្ងៃ។ - នៅពេលការទូទាត់សងការប្រាក់ ក្នុង រយៈពេលអតិបរមា ៦០ ថ្ងៃ ត្រូវបាន បញ្ចូលទៅជាប្រាក់ដើម មូលធនហិរញ្ញ ប្បទាន ឬបង្វិល ទៅក្នុងហ្វាស៊ីលីតឺថ្មី ។ - ក្នុងករណីនេះឥណទានវិបារូបន៍ដែល លើសកំណត់ នៃទឹកប្រាក់ដែលបាន អនុម័ត ក្នុងរយៈពេលអតិបរមា៦០ថ្ងៃ ឬគណនីចរន្តអសកម្មក្នុងរយៈពេល អតិបរមា ៦០ ថ្ងៃ ។ - ឥណទានវិបារូបន៍ ដែលមិនមានលំហូរ ចូលគណនីចរន្ត ក្នុងរយៈពេល ៦០ ថ្ងៃ ត្រូវតែកែប្រែជាប្រាក់កម្ចីមានកាល កំណត់វិញ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតធីដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតធីដែលមានកាលកំណត់ដំបូងតិចជាង ឬស្មើ មួយឆ្នាំ
៤- ជាប់សង្ស័យ(Doubtful) ហ្វាស៊ីលីតធីបានធ្វើចំណាត់ប្រភេទនេះ បានបង្ហាញពីភាពទន់ខ្សោយ ដែលធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ “ក្រោមសង្ស័យ” ដោយសារមានភាពសង្ស័យខ្លាំង ឬមិនមានភាពច្បាស់លាស់ ចំពោះការប្រមូលមកវិញ នូវហ្វាស៊ីលីតធីទាំងអស់ ផ្អែកលើតម្លៃប្រចាំឆ្នាំ ជាក់ស្តែង លក្ខខណ្ឌ ឬតម្លៃទ្រព្យធានា។ ការខាតបង់នាពេលអនាគតមានកម្រិតខ្ពស់ ទោះបីចំនួនជាក់លាក់នៃការបាត់បង់មិនទាន់អាចកំណត់បានក៏ដោយ ។	- នៅពេលហ្វាស៊ីលីតធី ដែលហួសកាលកំណត់សងរយៈពេលពី ១៨០ថ្ងៃទៅ ៣៥៩ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេល ពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ ត្រូវបញ្ចូល ទៅជាប្រាក់ដើម ឬបង្វិល ទៅជាហ្វាស៊ីលីតធីថ្មី ។	- នៅពេលហ្វាស៊ីលីតធី ដែលហួសកាលកំណត់សងអតិបរមាក្នុងរយៈពេល ៩០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់អតិបរមា រយៈពេល៩០ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី ។ - ក្នុងករណីឥណទានវិបារុបន៍ ត្រូវបានប្រើលើសកម្រិតអនុម័តអតិបរមាក្នុងរយៈពេល ៩០ថ្ងៃ ឬគណនីឥណទានវិបារុបន៍មិនមានចលនា សាច់ប្រាក់ចេញចូល (Inactive) អតិបរមាក្នុងរយៈពេល ៩០ ថ្ងៃ។
៥- បាត់បង់(Loss) ហ្វាស៊ីលីតធីប្រភេទនេះ ត្រូវចាត់ថ្នាក់ជាហ្វាស៊ីលីតធី “បាត់បង់” នៅពេលវាមិនអាចប្រមូលមកវិញបាន និងប្រមូលបានតិចតួច ឬមិនអាចប្រមូលបានសោះដើម្បីទូទាត់ នូវសមតុល្យហ្វាស៊ីលីតធីនៅសល់ពីអតិថិជន ។	- នៅពេលហ្វាស៊ីលីតធីណាមួយ ដែលហួសកាលកំណត់សងចំនួន ៣៦០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣៦០ថ្ងៃ ឬច្រើនជាងត្រូវបញ្ចូលទៅជាប្រាក់ដើមឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី។	- នៅពេលហ្វាស៊ីលីតធីដែលហួសកាលកំណត់សងអតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី។ - ក្នុងករណីឥណទានវិបារុបន៍ ត្រូវបានប្រើលើសកម្រិតអនុម័ត អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ ឬគណនីឥណទានវិបារុបន៍មិនមានចលនា សាច់ប្រាក់ចេញចូល (Inactive) អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ។

ចំពោះហ្វាស៊ីលីតធី ដែលមានការទូទាត់សង ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំនេះ ហ្វាស៊ីលីតធី ត្រូវបានចាត់ថ្នាក់ហ្វាស៊ីលីតធី “ក្រោមសង្ស័យ” ឬចាត់ថ្នាក់អន់ជាងនេះ អាស្រ័យលើស្ថានភាពរបស់អ្នកខ្ចី ដរាបណាមានការខកខានសងកើតឡើង។ គោលបំណងនៃតារាងខាងលើ ការខកខានទូទាត់សងនឹងត្រូវពិចារណា គិតចាប់ពី ០៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទូទាត់សង។ ចំណាត់ថ្នាក់ជាហ្វាស៊ីលីតធី “ក្រោមសង្ស័យ” នឹងត្រូវបានអនុញ្ញាតក្នុងករណីតែអតិថិជនអាចបង្ហាញច្បាស់លាស់ថា ការខកខានសងនេះ គ្រាន់តែជាការយឺតយ៉ាវបណ្តោះអាសន្ន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ហ្វាស៊ីលីតធីដែលត្រូវបានចាត់ថ្នាក់ ក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់ នឹងត្រូវបានចាត់ថ្នាក់ជាហ្វាស៊ីលីតធី “មិនដំណើរការ”។ ចំណែកឯហ្វាស៊ីលីតធីផ្សេងៗទៀត នឹងត្រូវបានចាត់ថ្នាក់ជាហ្វាស៊ីលីតធី “ដំណើរការ”។ បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង និងកម្រិតហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ដោយដៃ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន។ សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានស្ថិតក្រោមចំណាត់ថ្នាក់ ធម្មតា និងឃ្លាំមើល ទៅជាដំណាក់កាលទី៣ នៅពេលដែលមាន សញ្ញាណខូចខាតនៃឥណទានផ្សេងៗ។

គុណភាពឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងការផ្តល់ហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកលើការផ្តល់ចំណាត់ថ្នាក់របស់ភាគីដៃគូនានា ដូចដែលបានកំណត់ការការផ្តល់ចំណាត់ថ្នាក់ស្មើគ្នានៃភ្នាក់ងារផ្តល់ចំណាត់ថ្នាក់អន្តរជាតិផ្សេងទៀត ដូចដែលបានកំណត់ខាងក្រោម៖

គុណភាពឥណទាន	បរិយាយ
អធិបតេយ្យភាព ការវិនិយោគមានចំណាត់ថ្នាក់	សំដៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល ឬការធានាដោយធនាគារកណ្តាល។ សំដៅលើគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលអ្នកចេញប័ណ្ណបំណុលអាចបំពេញកាតព្វកិច្ចទូទាត់ និងអ្នកកាន់កាប់ប័ណ្ណបំណុលចំពោះការប្រឈមហានិភ័យឥណទានកម្រិតទាបនៃការខកខានសងត្រលប់។
ការវិនិយោគមិនមានចំណាត់ថ្នាក់	សំដៅលើគុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលប្រឈមនឹងហានិភ័យការខកខានសងកម្រិតខ្ពស់។
មិនមានចំណាត់ថ្នាក់	សំដៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានកំណត់ការផ្តល់ចំណាត់ថ្នាក់នាពេលបច្ចុប្បន្ន ដោយសារតែមិនមានម៉ូដែលការផ្តល់ចំណាត់ថ្នាក់ទាំងនោះ។
ឱនភាពឥណទាន	សំដៅលើទ្រព្យសកម្មដែលកំពុងអន់ថយ។

តារាងខាងក្រោមបង្ហាញព័ត៌មានអំពីគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយប្រើប្រាស់វិធីសាស្ត្រតាមថ្លៃដើមបានរំលស់។ លើកលែងតែមានការចង្អុលបង្ហាញជាក់លាក់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុលសរុប។ សម្រាប់កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឱ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទាន និងបុរេប្រទានតាមថ្លៃដើមបានរំលស់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី ១៖ ECL ១២ខែ ដុល្លារអេក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយអាយុកាល ដុល្លារអេក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រិក ECL មួយអាយុកាល ដុល្លារអេក	សរុប ដុល្លារអេក	ដំណាក់កាលទី ១៖ ECL ១២ខែ ដុល្លារអេក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយអាយុកាល ដុល្លារអេក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រិក ECL មួយអាយុកាល ដុល្លារអេក	សរុប ដុល្លារអេក
សម្ព័ន្ធធនាគារ								
ធម្មតា	៦.៧៧៥.៣៤៦.០១២	២០.៨៦៧	-	៦.៧៧៥.៣៦៦.៨៧៩	៦.៦១៨.០៩៨.១៧៣	១៥.០១០	១.៨៥៩.៣០១	៦.៦១៩.៩៧២.៤៨៤
ឃ្លាំមើល	៨៣.៨០០	៦៨.០៥៣.០០៦	១៨៧.១៧៤	៦៨.២០៣.៩៨០	៦៨.២០៣.៩៨៧	៥០.៨១១.០៤៧	-	៥០.៨៦៤.៩៤៤
ក្រោមស្តង់ដារ	-	-	៧៦.៦៦៦.១១៥	៧៦.៦៦៦.១១៥	-	-	៦០.៣១៦.០២៤	៦០.៣១៦.០២៤
សង្ស័យ	-	-	៦៨.៩៧០.២២៤	៦៨.៩៧០.២២៤	-	-	៨៧.៧១២.៤៧៣	៨៧.៧១២.៤៧៣
បាត់បង់	-	-	៣៤៥.១៨៩.៣៦៧	៣៤៥.១៨៩.៣៦៧	-	-	៣០០.១៤៧.២៦៥	៣០០.១៤៧.២៦៥
តម្លៃយោងដុលសរុប	៦.៧៧៥.៤២៩.៨១២	៦៨.០៧៣.៨៧៣	៤៩១.០១២.៨៨០	៧៧.២៨០.៣១៥	៦.៦១៨.១០៩.០៧០	៥០.៨២៦.០៥៧	៤៩០.០៣៥.០២៣	៧៧.១១៤.១៧០
សំវិធានធនលើ ECL	(២៩.៤៣៩.៩៨៧)	(១០.៩៩៧.៤១៦)	(៧១.៦៦៥.១៧៣)	(១១២.១០២.៥៧៦)	(២៣.៣៩០.៨៥៥)	(៦.៩៤៤.៨២៤)	(៦៥.៥១៩.៤០៧)	(៩៥.៨៥៤.០៨៦)
តម្លៃយោង	៦.៧៤៦.៩៨៩.៨២៥	៥៧.០៧៦.៤៥៧	៤១៩.៣៤៧.៧០៧	៧៦.២៧៣.១៥៤	៦.៥៩៤.៧១៨.២១៥	៤៣.៨៨១.២៣៣	៣២៤.៥១៥.៦១៦	៧៦.១១៩.០៨៤
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៧.០៥១.៤១៩.១៩៨	២២៤.៨៧៦.៥៩៣	១.៦៨១.៥៨៤.៣០៥	២៨.៩៦១.៨៨០.០៩៦	២៦.៥៤៣.៩៥៤.១៤១	១៧៦.៦០៥.៨៦៣	១.៥៤៧.៦៧៥.៥១៥	២៨.២៦៨.២៣៥.៥១៩
ធនាគារ								
ធម្មតា	៦.៦១៧.៨៩៣.៨៧៤	២០.៨៦៧	-	៦.៦១៧.៩១៤.៧៤១	៦.៤៦៦.៥៨១.៦១២	១៥.០១០	១.៨៥៩.៣០១	៦.៤៦៨.៤៥៦.៩២៣
ឃ្លាំមើល	-	៦៦.៣២៦.០១៩	១៨៧.១៧៤	៦៦.៥១៣.១៩៣	-	៥០.៨១១.០៤៧	-	៥០.៨៦៤.០៤៤
ក្រោមស្តង់ដារ	-	-	៧៥.១៥៤.០៨៦	៧៥.១៥៤.០៨៦	-	-	៥៩.៥៦៦.០២៤	៥៩.៥៦៦.០២៤
សង្ស័យ	-	-	៦៨.១៥០.១៥៩	៦៨.១៥០.១៥៩	-	-	៨៧.៧១២.៤៧៣	៨៧.៧១២.៤៧៣
បាត់បង់	-	-	៣២០.៣៤៩.៤៧៩	៣២០.៣៤៩.៤៧៩	-	-	២០០.១៤៧.២៦៥	២០០.១៤៧.២៦៥
តម្លៃយោងដុលសរុប	៦.៦១៧.៨៩៣.៨៧៤	៦៦.៣៩២.០៩៨	៤៤៣.៤៨០.៨៩៨	៧៣.៣៤៣.២៥១	៦.៤៦៦.៥៨១.៦១២	៥០.៨២៦.០៥៧	៤៩០.០៣៥.០២៣	៧៧.១១៤.១៧០
សំវិធានធនលើ ECL	(២៦.៥៤៩.៦៨១)	(១០.៨៤២.៨៣៤)	(៥៧.៥១៦.៦៦៥)	(៩៤.៩១៩.១៨០)	(២១.០៧៩.២១៧)	(៦.៩៤៤.៨២៤)	(៦៥.៥១៩.៤០៧)	(៩៥.៨៥៤.០៨៦)
តម្លៃយោង	៦.៥៩១.៣៤៤.១៩៣	៥៥.៥៤៩.២៦៤	៣៨៥.៩៦៤.២៣៣	៧២.៥២៦.៥៩០	៦.៤៤៥.៥០២.៣៩៥	៤៣.៨៨១.២៣៣	៣២៤.៥១៥.៦១៦	៧៦.១១៩.០៨៤
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៦.៤៣១.១២៩.៨១០	២២៤.៨៧៦.៥៩៣	១.៦៨១.៥៨៤.៣០៥	២៨.៣៣២.៥៩៥	២៤.៥៤៣.៩៥៤.១៤១	១៧៦.៦០៥.៨៦៣	១.៥៤៧.៦៧៥.៥១៥	២៨.២៦៨.២៣៥.៥១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំកាល ដុល្លារអាមេរិក	ដំណាក់កាលទី៣៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំកាល ដុល្លារអាមេរិក	ដំណាក់កាលទី៣៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រិក ECL មួយឆ្នាំកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
មិនមានចំណាត់ថ្នាក់	៣០.៥៤៤.៥២០	-	-	៣០.៥៤៤.៥២០	៣១.៦០៩.៣១៥	-	-	៣១.៦០៩.៣១៥
ស្ថាប័នអធិបតេយ្យ	២១៣.៥៨៣.៦៧៣	-	-	២១៣.៥៨៣.៦៧៣	៤៤០.០៥៧.៩២៤	-	-	៤៤០.០៥៧.៩២៤
តម្លៃយោងដុលសរុប	២៤៤.១២៨.១៩៣	-	-	២៤៤.១២៨.១៩៣	៤៧១.៦៦៧.២៤៣	-	-	៤៧១.៦៦៧.២៤៣
សំវិធានធនលើ ECL	(៧២០.៦៣២)	-	-	(៧២០.៦៣២)	(៥២.០៣៥)	-	-	(៥២.០៣៥)
តម្លៃយោង	២៤៣.៤០៧.៥៦១	-	-	២៤៣.៤០៧.៥៦១	៤៧១.៦១៥.២០៨	-	-	៤៧១.៦១៥.២០៨
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩៧៦.០៦៤.៣២០	-	-	៩៧៦.០៦៤.៣២០	១.៤៩៤.២៥១.២១២	-	-	១.៤៩៤.២៥១.២១២
ធនាគារ								
មិនមានចំណាត់ថ្នាក់	៣០.៥៤៤.៥២០	-	-	៣០.៥៤៤.៥២០	៣១.៦០៩.៣១៥	-	-	៣១.៦០៩.៣១៥
ស្ថាប័នអធិបតេយ្យ	២១៣.៥៨៣.៦៧៣	-	-	២១៣.៥៨៣.៦៧៣	៤៤០.០៥៧.៩២៤	-	-	៤៤០.០៥៧.៩២៤
តម្លៃយោងដុលសរុប	២៤៤.១២៨.១៩៣	-	-	២៤៤.១២៨.១៩៣	៤៧១.៦៦៧.២៤៣	-	-	៤៧១.៦៦៧.២៤៣
សំវិធានធនលើ ECL	(៧២០.៦៣២)	-	-	(៧២០.៦៣២)	(៥២.០៣៥)	-	-	(៥២.០៣៥)
តម្លៃយោង	២៤៣.៤០៧.៥៦១	-	-	២៤៣.៤០៧.៥៦១	៤៧១.៦១៥.២០៨	-	-	៤៧១.៦១៥.២០៨
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩៧៦.០៦៤.៣២០	-	-	៩៧៦.០៦៤.៣២០	១.៤៩៤.២៥១.២១២	-	-	១.៤៩៤.២៥១.២១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤			
	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិន មានអ៊ីមតែមិន ECL មួយអាយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីមតែមិន ECL មួយអាយុកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីមតែមិន ECL មួយអាយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីមតែមិន ECL មួយអាយុកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	១.២០៨.១២៤.៥៨៩	-	-	១.២០៨.១២៤.៥៨៩	៦៩០.៥២៤.២០៥	-	-	៦៩០.៥២៤.២០៥
ការវិនិយោគមិនមានចំណាត់ថ្នាក់	១.៤៧៤.៨៥៩.២៩៣	-	-	១.៤៧៤.៨៥៩.២៩៣	១.២៩១.៣៤៤.៤៥២	-	-	១.២៩១.៣៤៤.៤៥២
មិនមានចំណាត់ថ្នាក់	៤.៧៧០.១៤៧	-	-	៤.៧៧០.១៤៧	១.១៤៥.៩១៣	-	-	១.១៤៥.៩១៣
តម្លៃយោងដុលសរុប	២.៦៥៣.៧៥៤.០២៩	-	-	២.៦៥៣.៧៥៤.០២៩	១.៩៨៣.០១៤.៥៧០	-	-	១.៩៨៣.០១៤.៥៧០
សំវិធានធនលើ ECL	(៧៨៧.០៧៥)	-	-	(៧៨៧.០៧៥)	(៦២២.៩០៨)	-	-	(៦២២.៩០៨)
តម្លៃយោង	២.៦៥០.៩៦៦.៩៥៤	-	-	២.៦៥០.៩៦៦.៩៥៤	១.៩៨០.៣៩១.៦៦២	-	-	១.៩៨០.៣៩១.៦៦២
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០.៧៩០.៧៧៧.៤៨៦	-	-	១០.៧៩០.៧៧៧.៤៨៦	៧.៩៧៩.១២៦.៤៤០	-	-	៧.៩៧៩.១២៦.៤៤០
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	១.២០៦.៣៤៨.៤១០	-	-	១.២០៦.៣៤៨.៤១០	៦៨៩.៨២៨.៤៤៩	-	-	៦៨៩.៨២៨.៤៤៩
ការវិនិយោគមិនមានចំណាត់ថ្នាក់	១.៤២១.៥០៦.១៦២	-	-	១.៤២១.៥០៦.១៦២	១.២៦៨.៧៥១.២៦៤	-	-	១.២៦៨.៧៥១.២៦៤
មិនមានចំណាត់ថ្នាក់	៣៣.០២២	-	-	៣៣.០២២	៣៩.៣០៦	-	-	៣៩.៣០៦
តម្លៃយោងដុលសរុប	២.៦៥០.៨៧៧.៥៩៤	-	-	២.៦៥០.៨៧៧.៥៩៤	១.៩៥៨.៦១៩.០១៩	-	-	១.៩៥៨.៦១៩.០១៩
សំវិធានធនលើ ECL	(៥៩៣.០១១)	-	-	(៥៩៣.០១១)	(៥៦០.៨៩០)	-	-	(៥៦០.៨៩០)
តម្លៃយោង	២.៦៤៧.២៨៤.៥៨៣	-	-	២.៦៤៧.២៨៤.៥៨៣	១.៩៥៧.០៥៨.១២៩	-	-	១.៩៥៧.០៥៨.១២៩
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០.៥៣៥.៤៥១.២៧៤	-	-	១០.៥៣៥.៤៥១.២៧៤	៧.៨៨១.១៨៣.៩៦៩	-	-	៧.៨៨១.១៨៣.៩៦៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាកេរ	ដំណាក់កាលទី ២៖ ឥណទានដែលមិន មានអ៊ីម៉ែត្រ ECL មួយឆ្នាំយុកាល ដុល្លារអាកេរ	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រ ECL មួយឆ្នាំយុកាល ដុល្លារអាកេរ	សរុប ដុល្លារអាកេរ	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាកេរ	ដំណាក់កាលទី ២៖ ឥណទានដែលមិន មានអ៊ីម៉ែត្រ ECL មួយឆ្នាំយុកាល ដុល្លារអាកេរ	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រ ECL មួយឆ្នាំយុកាល ដុល្លារអាកេរ	សរុប ដុល្លារអាកេរ
សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៧៥៨.០០០	-	-	៧៥៨.០០០	៧៥៨.០០០	-	-	៧៥៨.០០០
មិនមានចំណាត់ថ្នាក់	១៤.០១៤.៦៥០	-	-	១៤.០១៤.៦៥០	១០.៧៦៥.០៦៩	-	-	១០.៧៦៥.០៦៩
តម្លៃយោងដុលសរុប	១៤.៧៧២.៦៥០	-	-	១៤.៧៧២.៦៥០	១១.៥២៣.០៦៩	-	-	១១.៥២៣.០៦៩
សំវិធានធនលើ ECL	(៤៧៤.០៧៤)	-	-	(៤៧៤.០៧៤)	(៣២.១៥៤)	-	-	(៣២.១៥៤)
តម្លៃយោង	១៤.២៩៨.៥៧៦	-	-	១៤.២៩៨.៥៧៦	១១.៤៩០.៩១៥	-	-	១១.៤៩០.៩១៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥៧.៣៣៧.២៧៤	-	-	៥៧.៣៣៧.២៧៤	៤៦.២៥០.៩១៧	-	-	៤៦.២៥០.៩១៧
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៧៥៨.០០០	-	-	៧៥៨.០០០	៧៥៨.០០០	-	-	៧៥៨.០០០
មិនមានចំណាត់ថ្នាក់	១២.២៩១.០០៤	-	-	១២.២៩១.០០៤	៨.៧៩៩.១៧១	-	-	៨.៧៩៩.១៧១
តម្លៃយោងដុលសរុប	១៣.០៤៩.០០៤	-	-	១៣.០៤៩.០០៤	៩.៥៥៧.១៧១	-	-	៩.៥៥៧.១៧១
សំវិធានធនលើ ECL	(៤២០.៩៧៦)	-	-	(៤២០.៩៧៦)	(៧.៨៧៥)	-	-	(៧.៨៧៥)
តម្លៃយោង	១២.៦២៨.០២៨	-	-	១២.៦២៨.០២៨	៩.៥៤៩.២៩៦	-	-	៩.៥៤៩.២៩៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥០.៦៣៧.០៥២	-	-	៥០.៦៣៧.០៥២	៣៨.៧៧៤.៩១១	-	-	៣៨.៧៧៤.៩១១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤			
	ដំណាក់កាលទី ១៖ ECL ១២ ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រ ECL មួយអាណត្តិ ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រ ECL មួយអាណត្តិ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១៖ ECL ១២ ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រ ECL មួយអាណត្តិ ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រ ECL មួយអាណត្តិ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
មិនមានចំណាត់ថ្នាក់	៨២.៧៣០.៧០០	-	-	៨២.៧៣០.៧០០	៦៧.០៩៥.៩៩៧	-	-	៦៧.០៩៥.៩៩៧
តម្លៃយោងដុលសរុប	៨២.៧៣០.៧០០	-	-	៨២.៧៣០.៧០០	៦៧.០៩៥.៩៩៧	-	-	៦៧.០៩៥.៩៩៧
សំវិធានធនលើ ECL	(៥២.៨៩៩)	-	-	(៥២.៨៩៩)	(៥២.៥៤០)	-	-	(៥២.៥៤០)
តម្លៃយោង	៨២.៦៧៧.៨០១	-	-	៨២.៦៧៧.៨០១	៦៧.០៤៣.៤៥៧	-	-	៦៧.០៤៣.៤៥៧
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៣១.៥៣៧.៩៨២	-	-	៣៣១.៥៣៧.៩៨២	២៦៩.៨៤៩.៩១៤	-	-	២៦៩.៨៤៩.៩១៤
ធនាគារ								
មិនមានចំណាត់ថ្នាក់	៨៤.៣៦៦.២២៧	-	-	៨៤.៣៦៦.២២៧	៧៩.៨៩៦.៤៩៣	-	-	៧៩.៨៩៦.៤៩៣
តម្លៃយោងដុលសរុប	៨៤.៣៦៦.២២៧	-	-	៨៤.៣៦៦.២២៧	៧៩.៨៩៦.៤៩៣	-	-	៧៩.៨៩៦.៤៩៣
សំវិធានធនលើ ECL	(៧២.០៨៩)	-	-	(៧២.០៨៩)	(៨៥.៤០៤)	-	-	(៨៥.៤០៤)
តម្លៃយោង	៨៤.២៩៤.១៣៨	-	-	៨៤.២៩៤.១៣៨	៧៩.៨១១.០៨៩	-	-	៧៩.៨១១.០៨៩
សម្ព័ន្ធនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៣៤.០១៩.៤៩៣	-	-	៣៣៤.០១៩.៤៩៣	៣២១.២៣៩.៦៣៣	-	-	៣២១.២៣៩.៦៣៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL

ការកើនឡើងហានិភ័យឥណទានជាសាធុន

សម្ព័ន្ធធនាគារ និងធនាគារពិចារណាថា ការកើនឡើងជាសាធុននៃហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលឥណទានបានខកខានសង ចាប់ពី៣០ថ្ងៃ ឬច្រើនជាងសម្រាប់ហ្វូស៊ីលីធីរយៈពេលរវែង ឬចាប់ពី១៥ថ្ងៃ ឬច្រើនជាង សម្រាប់ហ្វូស៊ីលីធីរយៈពេលខ្លី។ ថ្ងៃដែលហួសកំណត់សងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ ត្រូវបានកំណត់សងដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់ព័ត៌មានឥណទានដែលហួសការកំណត់សង (“DPD”) ការវាយតម្លៃគុណភាពដោយអនុលោមតាមចំណាត់ថ្នាក់របស់ធនាគារកណ្តាល ការដាក់ពិន្ទុ និងការចាត់ថ្នាក់ឥណទាន ទៅតាមប្រភពដើមនៃលក្ខខណ្ឌវិនិច្ឆ័យតាមដំណាក់កាល ដូចបានបង្ហាញក្នុងតារាង ៤១.១ (ច)។

ប្រសិនបើមានភស្តុតាងបង្ហាញថា មិនមានការកើនឡើងជាសាធុននៃហានិភ័យឥណទាន ទាក់ទងនឹងការទទួលស្គាល់ដំបូងទេនោះ ការធ្វើសំវិធានធន លើការខាតបង់លើឧបករណ៍ហិរញ្ញវត្ថុមួយនឹងត្រូវរស់រវើកជា ECL រយៈពេល១២ខែ។ សូចនាករមួយចំនួននៃការកើនឡើងនៃហានិភ័យឥណទានដូចជាការខកខានសង អាចជាការចង្អុលបង្ហាញពីការ កើនឡើងហានិភ័យនៃការខកខានសងដែលនៅតែបន្តកើតមានជាបន្តបន្ទាប់។ ក្នុងករណីទាំងនេះ សម្ព័ន្ធធនាគារ និងធនាគារ កំណត់រយៈពេលសាកល្បងក្នុងអំឡុងពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទាមទារដើម្បីបង្ហាញអាកប្បកិរិយាល្អអ្នកខ្ចីដើម្បីផ្តល់ភស្តុតាងថា ហានិភ័យឥណទានរបស់ខ្លួនបានធ្លាក់ចុះ។ នៅពេលលក្ខខណ្ឌប្រាក់កម្ចីដែលមានចែងក្នុងកិច្ចសន្យា ត្រូវបានកែប្រែ ភស្តុតាងដែលបញ្ជាក់ពីលក្ខណវិនិច្ឆ័យសម្រាប់ការទទួលស្គាល់ ECL មួយអាជ្ញកាល លែងត្រូវបានរាប់បញ្ចូលនូវប្រតិទិនការសងប្រាក់ធៀបនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែនោះទេ។

សម្ព័ន្ធធនាគារ និងធនាគារត្រួតពិនិត្យប្រសិទ្ធភាពនៃលក្ខណវិនិច្ឆ័យ ដែលត្រូវបានប្រើដើម្បីកំណត់ពីការកើនឡើងជាសាធុននៃហានិភ័យឥណទានដោយធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីបញ្ជាក់ថា៖

- លក្ខណវិនិច្ឆ័យ អាចកំណត់ពីការកើនឡើងជាសាធុននៃហានិភ័យឥណទាន មុនឥណទាននេះមានការខកខានសង។
- លក្ខណវិនិច្ឆ័យ ដែលមិនស្របនឹងការកំណត់ ពេលដែលឥណទានបានហួសកាលកំណត់សង ។
- ការប្រឈមហានិភ័យ មិនត្រូវបានផ្ទេរដោយផ្ទាល់ពី ECL រយៈពេល ១២ខែទៅជាហ្វូស៊ីលីធីអ៊ីម៉ែរមិន និង
- មិនមានការប្រែប្រួលជាសាធុន ចំពោះសំវិធានធនលើការខាតបង់ពីការផ្ទេររវាង PD រយៈពេល ១២ខែ (ដំណាក់កាលទី១) និង PD មួយអាជ្ញកាល (ដំណាក់កាលទី២)។

និយមន័យ ការខកខានទូទាត់សង

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានទូទាត់សង ស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ែរមិន ដូចដែលមានចែងក្នុងមាត្រា ១៧ និងមាត្រា ១៩ នៅពេលដែល៖

១) និយមន័យការខកខានទូទាត់សង/ ហ្វូស៊ីលីធី មិនដំណើរការ ចំពោះហ្វូស៊ីលីធីរយៈពេលខ្លី និងរយៈពេលរវែងដែលកាលកំណត់ដំបូងលើសពីមួយឆ្នាំ ដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យ ការខកខានទូទាត់សង (ត)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	កម្រិតហានិភ័យ/ ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៨	LT*: ៩០ ដល់ក្រោម ១៨០ថ្ងៃ	ក្រោមស្តង់ដា	ខកខានសន្យា/មិនដំណើរការ
		ST*: ៣១ថ្ងៃ ដល់ ៦០ថ្ងៃ		
	៩	LT*: ១៨០ ដល់ក្រោម ៣៦០ថ្ងៃ	សង្ស័យ	
		ST*: ៦១ថ្ងៃ ដល់ ៩០ថ្ងៃ		
	១០	LT*: ចាប់ពី ៣៦០ថ្ងៃ	បាត់បង់	
		ST*: ចាប់ពី ៩១ថ្ងៃ		

*LT ហួសស៊ីលីធីរយៈពេលវែង **ST ហួសស៊ីលីធីរយៈពេលខ្លី។

ធនាគារ អេស៊ីលីដា ឡារ លីមីតធីត

ដំណាក់កាល	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៩០ ដល់ក្រោម ១៨០ថ្ងៃ	ក្រោមស្តង់ដា	ខកខាន/មិនដំណើរការ
	១៨០ ដល់ក្រោម ៣៦០ថ្ងៃ	សង្ស័យ	
	ចាប់ពី ៣៦០ថ្ងៃ	បាត់បង់	

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៣០ ដល់ ៦០ថ្ងៃ	ឃ្លាំមើល	ខកខាន/មិនដំណើរការ
	៦១ ដល់ ៩០ថ្ងៃ	សង្ស័យ	
	ចាប់ពី ៩១ថ្ងៃ	បាត់បង់	

២) បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ដោយដៃ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន។ សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានទៅជា ក្រោមស្តង់ដា សង្ស័យ ឬ បាត់បង់ ទោះបីថ្ងៃហួសកាលកំណត់សង (DPD) មិនចូលនៅលក្ខខណ្ឌការខកខានទូទាត់សង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលគ្នានៃឧបករណ៍សម្រាប់ការខាតបង់ដែលបានវាស់វែងលើមូលដ្ឋាន Collective

សម្រាប់ការខាតបង់ឥណទានរំពឹងទុកដោយបានយកគំរូតាមមូលដ្ឋាន Collective ការដាក់បញ្ចូលនៃការប្រឈមហានិភ័យ ត្រូវបានអនុវត្តដោយផ្អែកលើលក្ខណៈហានិភ័យរួម ដូចនេះការប្រឈមហានិភ័យក្នុងការដាក់បញ្ចូលគ្នាគឺមានលក្ខណៈដូចគ្នា។

ធនាគារធ្វើការចាត់ក្រុមឥណទានសម្រាប់ការខាតដែលវាស់វែងលើគំរូការគណនា ECL ដោយផ្អែកលើប្រភេទអាជីវកម្ម ដែលឆ្លុះបញ្ចាំងលក្ខណៈហានិភ័យរួមពីការអង្កេតថ្មីៗរបស់ខ្លួននិងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន រួមបញ្ចូលទាំងព័ត៌មាន លើការប្រមើលឃើញអនាគត។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត ដោយរាយការណ៍ថាហានិភ័យ ឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្តដែរឬទេ ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL។ ព័ត៌មានដែលប្រមើលឃើញអនាគតត្រូវបានបញ្ចូលទៅក្នុងវិស័យផ្សេងៗដែលពាក់ព័ន្ធលើការអត្រានៃការមិនសងប្រាក់ ដែលបាន អង្កេតរបស់ធនាគារ និងអថេរម៉ាក្រូសេដ្ឋកិច្ច (MEVs)។

សម្ព័ន្ធធនាគារ និងធនាគារបង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួនបី ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាព អាជីវកម្ម ដោយចាប់ផ្តើមពី មូលដ្ឋាន កើនឡើង និងថយចុះ។ យោងតាមសេចក្តីសម្រេចរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ សម្ព័ន្ធ ធនាគារ និងធនាគារនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ប្រូហ្វីលីតេដែលបានថ្លឹង លើសេណារីយ៉ូនីមួយៗត្រូវបានកំណត់ដោយផ្អែកលើ កត្តាជំរុញជាក់លាក់នៃហានិភ័យឥណទានលើវិស័យសេដ្ឋកិច្ចដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

លរ	អាជីវកម្ម/អនុវិស័យ	លទ្ធផលផ្ទៀងតាមប្រូបាប៊ីលីតេ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥		
		មូលដ្ឋាន	កើនឡើង	ថយចុះ
កសិកម្ម				
១	កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ	៦០%	២០%	២០%
ឧស្សាហកម្ម				
២	រ៉ែ និង ការយករ៉ែ	៦០%	២០%	២០%
៣	ផលិតកម្ម	៦០%	២០%	២០%
៤	សំណង់	៦០%	១៥%	២៥%
សេវាកម្ម				
៥	ការប្រើប្រាស់	៦០%	២០%	២០%
៦	ពាណិជ្ជកម្ម លក់ដុំ	៦០%	២៥%	១៥%
៧	ពាណិជ្ជកម្ម លក់រាយ	៦០%	២៥%	១៥%
៨	ការស្នាក់នៅ និង ការផ្គត់ផ្គង់ចំណីអាហារ	៦០%	២០%	២០%
៩	សិល្បៈ ការកម្សាន្ត និងការឆ្កែប្រឌិត	៦០%	២០%	២០%
១០	សកម្មភាពហិរញ្ញវត្ថុ និង ធានារ៉ាប់រង	៦០%	២៥%	១៥%
១១	ការដឹកជញ្ជូន និង ការរក្សាទុកទំនិញ	៦០%	២៥%	១៥%
១២	ព័ត៌មាន និង ការទំនាក់ទំនង	៦០%	២០%	២០%
១៣	សកម្មភាពជួល និងភតិសន្យា	៦០%	២០%	២០%
១៤	សកម្មភាពអចលនទ្រព្យ	៦០%	១៥%	២៥%
១៥	ការអប់រំ	៦០%	២០%	២០%
១៦	សកម្មភាព សង្គមកិច្ច និង សុខភាពមនុស្ស	៦០%	២០%	២០%
១៧	សកម្មភាពនៃគ្រួសារ	៦០%	២០%	២០%
១៨	កម្ចីផ្សេងៗ	៦០%	២០%	២០%

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ២៥% សម្រាប់ការកើនឡើង និង ១៥% សម្រាប់ការថយចុះ ដោយសារការរំពឹងទុកនៃអនុវិស័យទាំងនេះបន្តត្រឡប់ទៅកម្រិតកំណើនមុនការរាតត្បាតជំងឺ និងការអនុវត្តការគ្រប់គ្រងឥណទានប្រកបដោយប្រសិទ្ធភាពរបស់ធនាគារ។

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ២០% សម្រាប់ការកើនឡើង និង ២០% សម្រាប់ការថយចុះ ដោយផ្អែកលើការរំពឹងទុកថាអនុវិស័យទាំងនេះនឹងបន្តកើនឡើង ទោះបីជាក្នុងល្បឿនយឺតជាងក៏ដោយ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ១៥% សម្រាប់ការកើនឡើង និង ២៥% សម្រាប់ការថយចុះ ដោយផ្អែកលើការវ៉ែតទុកថាអនុវិស័យទាំងនេះមានការជាប់គាំងដោយសារបញ្ហាប្រឈមសេដ្ឋកិច្ច។

វិធីសាស្ត្រជាយុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យសម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃ និងគ្រប់គ្រងហានិភ័យឥណទាន នៅទូទាំងវិស័យផ្សេងៗ នៅក្នុងសេណារីយ៉ូសេដ្ឋកិច្ចផ្សេងៗគ្នា ដែលបន្តគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តដែលបានជូនដំណឹង និង ការអនុវត្តការគ្រប់គ្រងហានិភ័យ។

ការពិចារណាព័ត៌មានខាងក្រៅ រួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលធនាគារជាតិ នៃបណ្តាប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ ស្ថាប័នអន្តរជាតិឈានមុខដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នក ព្យាករណ៍សេដ្ឋកិច្ច ដែលជ្រើសរើសមកពីបណ្តាក្រុមហ៊ុនឯកជន ឬគ្រឹះស្ថានសិក្សា។

សម្ព័ន្ធធនាគារ និងធនាគារបានកំណត់និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទាន សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដោយប៉ាន់ស្មានទំនាក់ទំនង រវាងអថេរម៉ាក្រូសេដ្ឋកិច្ច (“MEVs”) ហានិភ័យឥណទាន និងការបាត់បង់ឥណទាន។ អថេរម៉ាក្រូសេដ្ឋកិច្ច (“MEVs”) របស់ ប្រទេសកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់នៃ ECL របស់សម្ព័ន្ធធនាគារ។ ECL របស់ធនាគារ ត្រូវបានគ្របដណ្តប់ជាង ៨៥% និង ៨៣% នៃ ECL របស់សម្ព័ន្ធធនាគារ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រៀងគ្នា។

សម្រាប់២០២៥ សេណារីយ៉ូសេដ្ឋកិច្ចនៃសំពៀតឥណទានរបស់ ធនាគារ ដែលបានប្រើរួមមានសូចនាករសំខាន់ៗដូចខាង ក្រោមសម្រាប់ប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០៖

វិស័យផ្សេងៗ	២០២៦	២០២៧	២០២៨	២០២៩	២០៣០
១- ផលិតកម្ម					
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៤,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៤,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)					
មូលដ្ឋាន	៥,៤៩%	៥,៥៦%	៦,២១%	៦,៩៩%	៦,៩៩%
កើនឡើង	១៧,៧២%	១៧,៧៩%	១៤,៤៤%	១៩,២៣%	១៩,២៣%
ថយចុះ	-៦,៧៤%	-៦,៦៧%	-៦,០២%	-៥,២៤%	-៥,២៤%
២- ពាណិជ្ជកម្មលក់រាយ					
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៤,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៤,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃមធ្យម ២០១៤ (ជាពាន់លានរៀល)					
មូលដ្ឋាន	៣,០៥%	៣,០១%	៣,៤៥%	៤,៤៥%	៤,៤៥%
កើនឡើង	១២,០២%	១១,៩៨%	១២,៤២%	១៣,៤២%	១៣,៤២%
ថយចុះ	-៥,៩២%	-៥,៩៥%	-៥,៥២%	-៤,៥២%	-៤,៥២%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

វិស័យផ្សេងៗ	២០២៦	២០២៧	២០២៨	២០២៩	២០៣០
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	០,០៣៩៦	០,០១៦៧	០,០១៥៥	៤,៦១៦៨	៤,៦១៦៨
កើនឡើង	(២៤,៥០៦៤)	(២៤,៥២៩៣)	(២៤,៥៣០៥)	(១៩,៩២៩២)	(១៩,៩២៩២)
ថយចុះ	២៤,៥៥៥៦	២៤,៥៦២៧	២៤,៥១១៤	២៩,១៦២៧	២៩,១៦២៧
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ),					
មូលដ្ឋាន	៤,៩៣%	៤,៩៣%	៤,៤៤%	១៤,៥៤%	១៤,៥៤%
កើនឡើង	៣៦,៨០%	៣៦,៨០%	៣៦,៣១%	៤២,៤២%	៤២,៤២%
ថយចុះ	-១៤,៩៥%	-១៤,៩៥%	-១៩,៤៤%	-១៣,៣៣%	-១៣,៣៣%
- ដុល្លាររៀល					
មូលដ្ឋាន	-១,១៩%	-១,២២%	-១,២០%	០,២២%	០,២២%
កើនឡើង	-២,៥៨%	-២,១១%	-២,៥៩%	-១,១៧%	-១,១៧%
ថយចុះ	០,២០%	០,១៧%	០,១៩%	១,៦១%	១,៦១%
៣- កម្ចីផ្សេងៗ					
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃថេរ ២០១៤ (ជាពាន់លានរៀល)					
មូលដ្ឋាន	៣,០៥%	៣,០១%	៣,៤៥%	៤,៤៥%	៤,៤៥%
កើនឡើង	១២,០២%	១១,៩៨%	១២,៤២%	១៣,៤២%	១៣,៤២%
ថយចុះ	-៥,៩២%	-៥,៩៥%	-៥,៩២%	-៤,៥២%	-៤,៥២%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៤,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
៤- ការដឹកជញ្ជូន និងការរក្សាទុក					
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)					
មូលដ្ឋាន	៥,៤៩%	៥,៥៦%	៦,២១%	៦,៩៩%	៦,៩៩%
កើនឡើង	១៧,៧២%	១៧,៧៩%	១៨,៤៤%	១៩,២៣%	១៩,២៣%
ថយចុះ	-៦,៧៤%	-៦,៦៧%	-៦,០២%	-៥,២៤%	-៥,២៤%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៤,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
៥- កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ					
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	០,០៣៩៦	០,០១៦៧	០,០១៥៥	៤,៦១៦៨	៤,៦១៦៨
កើនឡើង	(២៤,៥០៦៤)	(២៤,៥២៩៣)	(២៤,៥៣០៥)	(១៩,៩២៩២)	(១៩,៩២៩២)
ថយចុះ	២៤,៥៥៥៦	២៤,៥៦២៧	២៤,៥១១៤	២៩,១៦២៧	២៩,១៦២៧
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	៤,៩៣%	៤,៩៣%	៤,៤៤%	១៤,៥៤%	១៤,៥៤%
កើនឡើង	៣៦,៨០%	៣៦,៨០%	៣៦,៣១%	៤២,៤២%	៤២,៤២%
ថយចុះ	-១៤,៩៥%	-១៤,៩៥%	-១៩,៤៤%	-១៣,៣៣%	-១៣,៣៣%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

វិស័យផ្សេងៗ	២០២២	២០២៣	២០២៤	២០២៥	២០២៦
៦- សកម្មភាពអចលនទ្រព្យ					
- ដុល្លាររៀល					
មូលដ្ឋាន	-០,៤៨%	-០,៩២%	-០,៩៨%	០,២២%	០,២២%
កើនឡើង	-២,២៧%	-២,៣២%	-២,៣៧%	-១,១៧%	-១,១៧%
ថយចុះ	០,៥១%	០,៤៧%	០,៤១%	១,៦១%	១,៦១%
- ការវិនិយោគផ្ទាល់ពីបរទេស (% នៃ GDP)					
មូលដ្ឋាន	៩,៣៦%	៩,២៩%	៩,២៩%	៩,៦៨%	៩,៦៨%
កើនឡើង	១០,២៥%	១០,១៨%	១០,១៨%	១០,៥៧%	១០,៥៧%
ថយចុះ	៤,៤៧%	៤,៤០%	៤,៤០%	៤,៧៩%	៤,៧៩%
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន (%នៃ GDP)					
មូលដ្ឋាន	១២៦,៦៤%	១២៨,៤៤%	១២៨,៦៨%	៩៤,០៣%	៩៤,០៣%
កើនឡើង	៧៦,៧៥%	៧៨,៥៥%	៧៨,៧៨%	៤៤,១៤%	៤៤,១៤%
ថយចុះ	១៧៦,៥៣%	១៧៨,៣៤%	១៧៨,៥៧%	១៤៣,៩២%	១៤៣,៩២%

ទំនាក់ទំនងដែលបានព្យាករណ៍រវាងសូចនាករសំខាន់ៗ និងអត្រាការខាតបង់ និងការខាតបង់លើហ្វូស៊ីលីធីផ្សេងៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលអាចរកបានក្នុងរយៈពេល ៧ឆ្នាំកន្លងមក។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

លក្ខខណ្ឌកិច្ចសន្យានៃឥណទានអាចត្រូវបានកែប្រែដោយហេតុផលមួយចំនួនរួមមាន ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ ការរក្សាអតិថិជន និងកត្តាផ្សេងទៀតដែលមិនទាក់ទងនឹងការខូចខាតឥណទានរបស់អតិថិជននាពេលបច្ចុប្បន្នភាព និងសក្តានុពល។ ឥណទានដែលមានស្រាប់ដែលលក្ខខណ្ឌត្រូវបានកែប្រែអាចត្រូវបានមិនទទួលស្គាល់ និងឥណទានដែលបានចេញឡើងវិញ ត្រូវបានទទួលស្គាល់ថាជាឥណទានថ្មី ក្នុងតម្លៃសមស្របដោយអនុលោមតាមគោលការណ៍គណនេយ្យ ដែលមានចែងក្នុងកំណត់សម្គាល់លេខ ២(ង)(iv)។

នៅពេលដែលលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ហើយការកែប្រែមិនបណ្តាលឱ្យមានការមិនទទួលស្គាល់ (Derecognition)។ ការកំណត់ ថាតើហានិភ័យឥណទានរបស់ទ្រព្យសកម្មបានកើនឡើងគួរឱ្យកត់សម្គាល់ដែលឆ្លុះបញ្ចាំងពីការប្រៀបធៀបនៃ៖

- ការខកខានសងមួយអាយុកាល (Lifetime PD) នៅកាលបរិច្ឆេទនៃការវាយការណ៍ ដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ និង
- ការខកខានមួយអាយុកាល (Lifetime PD) ដែលនៅសល់ដែលបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យស្តីពីការទទួលស្គាល់ដំបូងនិងលក្ខខណ្ឌកិច្ចសន្យាដើម។

នៅពេលដែលការកែប្រែបានធ្វើឱ្យមានការមិនទទួលស្គាល់ ឥណទានថ្មីត្រូវបានទទួលស្គាល់ និងបែងចែកសម្រាប់ដំណាក់កាលទី១ (សន្មតថាវាមិនមានឥណទានដែលមានអ៊ីម៉ែរមិននៅពេលនោះទេ)។

លក្ខខណ្ឌដែលត្រូវបានកែប្រែជាទូទៅរួមបញ្ចូលការពន្យារឥណទានប្រតិទិន ការផ្លាស់ប្តូរពេលវេលានៃការទូទាត់សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់

ក្នុងការិយបរិច្ឆេទ សវិធានធនលើ /(ការកត់ត្រាត្រឡប់) ការខាតបង់អ៊ីម៉ែត្រមិន ដែលត្រូវបានទទួលស្គាល់លើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមានដូចខាងក្រោម៖

ឧបករណ៍ហិរញ្ញវត្ថុ	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១០៩.៩៥៣	៧៨.១៤៧	៤៤១.០២១	៣១៨.៥២៧	៣១.១៨២	៣៩.១៧៥	១២៥.០៧២	១៥៩.៦៧៧
ឥណទាន និងបុរេប្រទាន	៣៧.៤៣៣.៩៩៤	៤២.៥៧៣.៦២៧	១៥០.១៤៧.៧៥០	១៧៣.៥៣០.១០៤	៣៥.៨៣១.០៧៧	៤១.៤៥៧.៥១៥	១៤៣.៧១៨.៤៤៨	១៦៨.៩៨០.៨៣១
ការវិនិយោគលើមូលបត្របំណុល	៦៦៨.៥៩៧	(២៧២.៦៦៤)	២.៦៨១.៧៤៣	(១.១១១.៣៩៥)	៦៦៨.៥៩៧	(២៧២.៦៦៤)	២.៦៨១.៧៤៣	(១.១១១.៣៩៥)
ទ្រព្យសកម្មផ្សេងៗ	២០.៣៨១	(១០.៩៨៦)	៨១.៧៤៨	(៤៤.៧៧៩)	(៨.៤៨៦)	(១១.៧៤១)	(៣៤.០៣៧)	(៤៨.០១៩)
	៣៨.២៣២.៩២៥	៤២.៣៦៨.១២០	១៥៣.៣៥២.២៦២	១៧២.៦៩២.៤៥៧	៣៦.៥២២.៣៧០	៤១.២១២.២៤១	១៤៦.៤៩១.២២៦	១៦៧.៩៨១.០៩៤
កិច្ចសន្យាធានាហិរញ្ញវត្ថុ	(១.០២៣)	២៤.៩១៩	(៤.១០៣)	១០១.៥៧០	(១៤.៦៩៧)	២៣.៨៦៨	(៥៨.៩៥០)	៩៧.២៨៦
សរុប	៣៧.២១០.៩០២	៤២.៣៩៣.០៣៩	១៥៣.៣៤៨.១៥៩	១៧២.៧៩៤.០២៧	៣១.៥០៧.៦៧៣	៤១.២០០.៤៧៣	១៤៦.៤៣២.២៧៦	១៦៨.០៧៨.៣៨០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

ឧបករណ៍ហិរញ្ញវត្ថុ	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	(៤៦.៧៣៩)	១២.៩៦៥	(១៨៧.១៩០)	៥២.៨៩៧	(១១.៤៨៥)	(៣៤.៧២៣)	(៤៥.៩៩៧)	(១៤១.៦៧០)
ឥណទាន និងបុរេប្រទាន	១៦.៣៩៩.១១០	២២.៣៥៧.១៣៨	៦៥.៦៧៤.៤៣៦	៩១.២១៧.១២៣	១៥.៨៦០.៩៣២	២១.៧៧៦.៧៦៣	៦៣.៥២៣.០៣៣	៨៨.៤៤៩.១៩៣
ការវិនិយោគលើមូលហត្ថបំណុល	៧២០.៦៣២	(១៤៧.៤៧៤)	២.៨៨៦.១៣១	(៦០១.៦៩៤)	៧២០.៦៣២	(១៤៧.៤៧៤)	២.៨៨៦.១៣១	(៦០១.៦៩៤)
ទ្រព្យសកម្មផ្សេងៗ	(៥.៧៨៨)	(៩.០១៥)	(២៣.១៨១)	(៣៦.៧៨១)	(១០.៣៧៤)	(១១.៨២១)	(៤១.៥៤៨)	(៤៨.២៣០)
	១៧.០៦៧.២១៥	២២.២១៣.៦១៤	៦៨.៣៥៤.១៩៦	៩០.៦៣១.៥៤៥	១៦.៥៥៩.៧០៥	២១.៥៨២.៧៤៥	៦៦.៣២១.៦១៩	៨៨.០៥៧.៥៩៩
កិច្ចសន្យាធានាហិរញ្ញវត្ថុ	៦២១	(១៥.៨០៦)	២.៤៨៧	(៦៤.៤៨៤)	(៦.៣៣៩)	(១៩.៤០៦)	(២៥.៣៨៤)	(៧៩.១៧៦)
សរុប	១៧.០៦៧.៨៣៦	២២.១៩៧.៨០៨	៦៨.៣៥៦.៦៨៣	៩០.៥៦៧.០៥៧	១៦.៥៥៣.៣៦៦	២១.៥៦៣.៣៣៩	៦៦.២៩៦.២៣៥	៨៧.៩៧៨.៤២៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីបម្រែបម្រួលពីសមតុល្យនៃសំវិធានធនលើការខាតបង់រវាងការិយវិធីចាប់ផ្តើម និងការិយវិធីបញ្ចប់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

ឥណទាន និងបុរេប្រទានតាមថ្លៃដើមបានរំលស់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយវិធីច្នៃ ៦ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធីច្នៃ ៦ ខែ បានបញ្ចប់			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយវិធីចាប់ផ្តើម	២៣.៣៩០.៨៥៦	៦.៩៤៨.៨២៤	៦៥.៥១៩.៤០៦	៩៥.៨៥៩.០៨៦	៨.៩៦៦.៦៤៩	៥.៣២២.៣៣៣	៤១.៣៥៧.៧៩៦	៥៥.៦៤៦.៧៧៨
ផ្ទេរទៅ /(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៩០៩.៨៦៥)	២២៥.៣០៤	៦៨៤.៥៦១	-	(៣៤៤.៨៥១)	៩៤.៦១៣	២៥០.២៣៨	-
ដំណាក់កាលទី ២	២.៩៩៨.៨៦៣	(៥.៩៤៧.២៩៤)	២.៩៤៨.៤៣៥	-	១.៨៨៨.៤៩៨	(៣.៦១៦.៨៧០)	១.៧២៨.៣៧២	-
ដំណាក់កាលទី ៣	៦៦៨.១០៤	២២៧.១៧៩	(៨៩៥.២៨៣)	-	១៥២.១២៨	៥៤០.៤៧២	(៦៩២.៦០០)	-
ការផ្លាស់ប្តូរឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	(២.៦៣៧.៧៩៣)	៥.០៨១.៤៦៦	២៦.៤៨៤.៧៧៥	២៨.៩២៨.៤៤៨	៣.៥៥៥.៨១០	៣.៤១៩.៩២០	២៧.៧០០.២៧២	៣៤.៦៧៦.០០២
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	៨.៦៥៥.៩១៥	៥.០៩៥.៥៣៤	២.១៨២.៩៦៦	១៥.៩៣៤.៤១៥	៧.៧៩៤.០៩៣	២.៧២០.០៣៧	៥.៣៦៤.២១៦	១៥.៨៧៨.៣៤៦
ការរលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(២.៧៤២.៧៨៣)	(៦១០.០៦៤)	(៤.០៧៦.០២២)	(៧.៤២៨.៨៦៩)	(១.៣៧២.៩០៥)	(១.៣៩១.៥១៥)	(៥.២១៦.៣០១)	(៧.៩៨០.៧២១)
ការរលប់ចេញពីបញ្ជី	-	-	(២១.១៩០.១៧២)	(២១.១៩០.១៧២)	(១.៩៥០)	-	(១៧.២២០.៤៨៦)	(១៧.២២២.៤៣៦)
លម្អៀងពីការប្តូរឥណទាន	១៦.៦៩១	(២៣.៥២៩)	៦.៥០៦	(៣៣២)	(១២៨.៨៥៣)	(១៦.៧២៤)	(៥៦.២៨១)	(២០១.៨៦២)
គិតត្រឹមការិយវិធីច្នៃចុងក្រោយ	២៩.៤៣៩.៩៨៨	១០.៩៩៧.៤១៦	៧១.៦៦៥.១៧២	១១២.១០២.៥៧៦	២០.៥០៨.៦១៩	៧.០៧២.២៦២	៥៣.២១៥.២៦៦	៨០.៧៩៦.១០៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១១៨.០៥៤.៣៥២	៤៤.០៩៩.៦៣៨	២៨៧.៣៧៧.៣៤០	៤៤៩.៥៣១.៣៣០	៨៤.២៩០.៤២៤	២៩.០៦៦.៩៩៧	២១៨.៧១៤.៥៧៩	៣៣២.០៧២.០០០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ឥណទាន និងបុរេប្រទានតាមថ្លៃដើមបានរំលស់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយវិធាន ៦ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៦ ខែ បានបញ្ចប់			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ								
នាការិយវិធានចាប់ផ្តើម	២១.០៧៩.២៦៧	៦.៩១៩.២៩៥	៥១.៥៦១.២០៦	៧៩.៥៥៩.៧៦៨	៧.៨២៨.៨៦១	៣.២៦៨.៥៧៣	២៨.៥០២.១០៤	៣៩.៥៩៩.៥៣៨
ផ្ទេរទៅ/(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៨៧៦.២៥៣)	២០៨.៧១៤	៦៦៧.៥៣៩	-	(៣១១.៤៤៤)	៧៨.៦៣០	២៣២.៨១៨	-
ដំណាក់កាលទី ២	២.៩៩៤.៩៣៥	(៥.៩២៧.៩៥៤)	២.៩៣៣.០២៣	-	២៥២.១៧៧	(១.៩០៣.០៨០)	១.៦៥០.៩០៣	-
ដំណាក់កាលទី ៣	៦៥១.៤១៧	២២១.១៦១	(៨៧២.៥៧៤)	-	៩៧.៥៤៥	៥៣៣.៥២១	(៦៣១.០៦៦)	-
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	(១.៦៤៩.៨៧១)	៤.៩៧០.៤៧៥	២៥.៣០៥.៩០៣	២៨.៦២៦.៥០៧	៤.៨៨៣.៣៩៣	៣.៣១៣.៦៩៣	២៥.៩១៦.៣៣៤	៣៤.១១៣.៤២០
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	៦.៧៧២.១៤៥	៥.០៧៩.៤៦២	២.១៧៣.៦៧៩	១៤.០២៥.២៨៦	៦.៤៤៩.២១៧	២.៧០៣.៥៥៥	៥.៣៦១.៤៤៩	១៤.៥១៤.២២១
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(២.៣៩៧.៧៥៩)	(៦០៦.៥៦៣)	(៣.៨១៦.៣៩៤)	(៦.៨២០.៧១៦)	(១.២១០.៨៥៥)	(១.០៩១.០៣១)	(៤.៩៦៨.២៤០)	(៧.២៧០.១២៦)
ការបុរេចេញពីបញ្ជី	-	-	(២០.៤៥២.២៦៧)	(២០.៤៥២.២៦៧)	(១.៩៥០)	-	(១៦.៤០១.២៤៥)	(១៦.៤០៣.១៩៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៥.៨០០	(២១.៧៥២)	១៨.៥៥៤	១២.៦០២	(៣២.៩៣៦)	(៧.៨៨៧)	(២០.៣៥៤)	(៦១.១៨១)
គិតត្រឹមការិយវិធានចុងក្រោយ	២៦.៥៨៩.៦៨១	១០.៨៤២.៨៣៤	៥៧.៥១៨.៦៦៥	៩៤.៩៥១.១៨០	១៤.០៥៤.០០៤	៦.៨៥៥.៩៧៤	៣៩.៦៤២.៦៩៩	៦០.៥៥២.៦៧៧
សម្បូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០៦.៦២៤.៦២១	៤៣.៤៧៩.៧៦៤	២៣០.៦៤៩.៨៤៧	៣៨០.៧៥៤.២៣២	៧៤.២០១.៩៥៦	២៨.៣៤២.៤៥៣	១៦២.៩៣១.៤៩៣	២៦៥.៤៧៥.៩០២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ឥណទាន និងបុរេប្រទានតាមផ្ទៃដីដើមបានរំលស់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយវិធាន ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយវិធានចាប់ផ្តើម	២៨.៨៤២.៨៤០	១២.២២៩.៦៧៤	៦៧.២១៤.៦៤១	១០៨.២៨៦.១៥៥	១៨.៨៩៥.៨៦០	៦.០០២.៦៥៥	៤២.១៧២.២០៥	៦៧.០៧០.៧២០
ផ្ទេរទៅ/(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៣៦.៦៩៤)	(២៨៨.៥៩៥)	៣២៥.២៨៩	-	(២០.០៧៨)	(១១៤.០៦៨)	១៣៤.១៤៦	-
ដំណាក់កាលទី ២	(៤១២.១០០)	៩២.៥៨៩	៣១៩.៥១១	-	១.៦១៣.៦៦៦	(១.៥០២.៤៣០)	(១១១.២៣៦)	-
ដំណាក់កាលទី ៣	៤៩២.៧៤៧	(៤៥១.៦០០)	(៤១.១៤៧)	-	១៣៥.៤០៣	៤៤០.៤៤៩	(៥៧៥.៨៥២)	-
ការផ្លាស់ប្តូរឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	(១.៧៨២.៣៥៤)	(៤.២៩៥.៧៧៩)	១៧.៥១១.៦០២	១១.៤៣៣.៤៦៩	(៣.៥៦៦.៥៦៨)	១.៧១២.៧៦៤	១៨.៨០៧.៤៧៦	១៦.៩៥៣.៦៧២
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	៣.៨៨៥.៦៩១	៣.៩៦១.១៤០	១.៣៦៩.៣១១	៩.២១៦.១៤២	៤.២៦៩.៥៦១	១.០៩៤.២៦៤	៣.៣៧៣.៩២២	៨.៧៣៧.៧៤៧
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(១.៥២៧.៧០១)	(២៥៥.៧៥៤)	(២.៤៦៧.០៤២)	(៤.២៥០.៥០១)	(៧១២.៨៨៣)	(៥៥៦.៤៤១)	(២.០៦៤.៩៥៧)	(៣.៣៣៤.២៨១)
ការលុបចេញពីបញ្ជី	-	-	(១២.៥៣៨.០២៦)	(១២.៥៣៨.០២៦)	(១.៩៥០)	-	(៨.៤៦១.៥៤៩)	(៨.៤៦៣.៤៩៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២២.៤៤១)	៥.៧៤៥	(២៨.៩៦៧)	(៤៥.៦៦៣)	(១០៤.៣៩២)	(៤.៩៣១)	(៥៨.៩២៩)	(១៦៨.២៥២)
គិតត្រឹមការិយវិធានចុងក្រោយ	២៩.៤៣៩.៩៨៨	១០.៩៩៧.៤១៦	៧១.៦៦៥.១៧២	១១២.១០២.៥៧៦	២០.៥០៨.៦១៩	៧.០៧២.២៦២	៥៣.១១៥.២២៦	៨០.៧៩៦.១០៧
សម្រាប់ដំណាច់ការិយវិធាន (កំណត់សម្គាល់ ៥)	១១៨.០៥៤.៣៥២	៤៤.០៩៩.៦៣៨	២៨៧.៣៧៧.៣៤០	៤៤៩.៥៣១.៣៣០	៨៤.២៩០.៤២៤	២៩.០៦៦.៩៩៧	២១៨.៧១៤.៥៧៩	៣៣២.០៧២.០០០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ឥណទាន និងបុរេប្រទានតាមថ្លៃដើមបានរំលស់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	២៦.០៦៨.៣១២	១២.០៥០.៩៤៣	៥៣.០៩៤.៧៨៤	៩១.២១៤.០៣៩	១៧.៧៦៧.៦០១	៣.៦៩០.៧៦៩	២៩.១៤៤.៨២៩	៥០.៦០៣.១៩៩
ផ្ទេរទៅ/(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៣៣.៦៤០)	(២៧៨.៨០៣)	៣១២.៤៤៣	-	(១៦.៣៨៤)	(១០៣.៤៧៩)	១១៩.៨៦៧	-
ដំណាក់កាលទី ២	(៤០៩.៩៣២)	៩៣.២៤៨	៣១៦.៦៨៤	-	(៩.៦៥៥)	១៣៤.៩២២	(១២៥.២៦៧)	-
ដំណាក់កាលទី ៣	៤៨៤.៧៧៦	(៤៥២.០៨៣)	(៣២.៦៩៣)	-	៨៩.៦៥៩	៤៤៣.៣២៧	(៥៣២.៩៨៦)	-
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	(១.៣៧១.៣៤១)	(៤.២៧១.០៤១)	១៦.៩១១.៤៦៧	១១.២៦៩.០៨៥	(២.១៦៦.១៥៥)	១.០៤៧.៤៦៨	១៧.៣៥៤.៦០៣	១៦.២៣៥.៩១៦
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	៣.១៦៥.៤៤០	៣.៩៤៧.៧០០	១.៣៦០.០២៤	៨.៤៧៣.១៦៤	៣.០៥៤.៣៥៩	២.០២៩.៧០០	៣.៣៧១.១៥៥	៨.៤៥៥.២១៤
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(១.២៩១.៣៦៤)	(២៥៤.៦៩២)	(២.៣៣៥.៦៦១)	(៣.៨៨១.៧១៧)	(៥៩៧.៦០៥)	(៣៤៤.៨២១)	(១.៩៧១.៩៤១)	(២.៩១៤.៣៦៧)
ការបុរេចេញពីបញ្ជី	-	-	(១២.០៩១.៥៧៤)	(១២.០៩១.៥៧៤)	(១.៩៥០)	-	(៧.៦៨០.៤២៤)	(៧.៦៨២.៣៧៤)
លម្អៀងពីការស្តុកទុនប្រាក់	(២២.៩៧០)	៧.៥៦២	(១៦.៨០៩)	(៣២.២១៧)	(៦៥.៨៦២)	(១.៩១២)	(៣៧.១៣៧)	(១០៤.៩១១)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២២.៥៨៩.៦៨១	១០.៨៤២.៨៣៤	៥៧.៥១៨.៦៦៥	៩៤.៩៥១.១៨០	១៤.០៥៤.០០៤	៦.៨៩៥.៩៧៤	៣៩.៦៤២.៦៩៩	៦០.៥៩២.៦៧៧
សម្រាប់ដំណាច់ការិយបរិច្ឆេទ (កំណត់សម្គាល់ ៥)	១០៦.៦២៤.៦២១	៤៣.៤៧៩.៧៦៤	២៣០.៦៤៩.៨៤៧	៣៨០.៧៥៤.២៣២	៧៤.២០១.៩៥៦	២៤.៣៤២.៤៥៣	១៦២.៩៣១.៤៩៣	២៦៥.៤៧៥.៩០២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៦២២.៩០៨	-	-	៦២២.៩០៨	១១៦.១៩៥	-	-	១១៦.១៩៥
សំវិធានធនលើការខាតបង់តម្លៃអ៊ីមហែមិនក្នុងការិយបរិច្ឆេទ	១០៩.៩៥៣	-	-	១០៩.៩៥៣	៧៨.១៤៧	-	-	៧៨.១៤៧
លម្អៀងពីការប្តូរប្រាក់បញ្ញើ	៥៤.២១៤	-	-	៥៤.២១៤	(៥.៩៥២)	-	-	(៥.៩៥២)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៧៨៧.០៧៥	-	-	៧៨៧.០៧៥	១៨៨.៣៩០	-	-	១៨៨.៣៩០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣.១៥៦.១៧២	-	-	៣.១៥៦.១៧២	៧៧៤.២៨៤	-	-	៧៧៤.២៨៤
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៥៦០.៨៩០	-	-	៥៦០.៨៩០	១២.៤២៥	-	-	១២.៤២៥
សំវិធានធនលើការខាតបង់តម្លៃអ៊ីមហែមិនក្នុងការិយបរិច្ឆេទ	៣១.១៨២	-	-	៣១.១៨២	៣៩.១៧៥	-	-	៣៩.១៧៥
លម្អៀងពីការប្តូរប្រាក់បញ្ញើ	៩៣៩	-	-	៩៣៩	(៣៥១)	-	-	(៣៥១)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៥៩៣.០១១	-	-	៥៩៣.០១១	៥១.២៤៩	-	-	៥១.២៤៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.៣៧៧.៩៧៥	-	-	២.៣៧៧.៩៧៥	២១០.៦៣៤	-	-	២១០.៦៣៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយវិធាន ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយវិធានចាប់ផ្តើម	៧៨២.០៤៧	-	-	៧៨២.០៤៧	១៨០.៧០៦	-	-	១៨០.៧០៦
(កត់ត្រាត្រឡប់)/សំវិធានធនលើការខាតបង់តម្លៃអ៊ុយកែរីនក្នុងការិយវិធាន	(៤៦.៧៣៩)	-	-	(៤៦.៧៣៩)	១២.៩៦៥	-	-	១២.៩៦៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	៥១.៧៦៧	-	-	៥១.៧៦៧	(៥.២៨១)	-	-	(៥.២៨១)
គិតត្រឹមការិយវិធានចុងក្រោយ	៧៨៧.០៧៥	-	-	៧៨៧.០៧៥	១៨៨.៣៩០	-	-	១៨៨.៣៩០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣.១៥៦.១៧២	-	-	៣.១៥៦.១៧២	៧៧៤.២៨៤	-	-	៧៧៤.២៨៤
ធនាគារ								
នាការិយវិធានចាប់ផ្តើម	៦០៤.៩២០	-	-	៦០៤.៩២០	៨៦.២១៩	-	-	៨៦.២១៩
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ុយកែរីនក្នុងការិយវិធាន	(១១.៤៨៥)	-	-	(១១.៤៨៥)	(៣៤.៧២៣)	-	-	(៣៤.៧២៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៤២៤)	-	-	(៤២៤)	(២៤៧)	-	-	(២៤៧)
គិតត្រឹមការិយវិធានចុងក្រោយ	៥៩៣.០១១	-	-	៥៩៣.០១១	៥១.២៤៩	-	-	៥១.២៤៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.៣៧៧.៩៧៥	-	-	២.៣៧៧.៩៧៥	២១០.៦៣៤	-	-	២១០.៦៣៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៣២.១៥៨	-	-	៣២.១៥៨	១៦.៦៩៦	-	-	១៦.៦៩៦
ការកែតម្រូវ	៤២៧.០៤០	-	-	៤២៧.០៤០	-	-	-	-
សវិធានធន/(កត់ត្រាត្រឡប់) លើការខាតបង់តម្លៃអ៊ីមតែមិនក្នុងការិយបរិច្ឆេទ	២០.៣៨១	-	-	២០.៣៨១	(១០.៩៨៦)	-	-	(១០.៩៨៦)
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	(៥.៥០១)	-	-	(៥.៥០១)	(៣០)	-	-	(៣០)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៤៧៤.០៧៨	-	-	៤៧៤.០៧៨	៥.៦៨០	-	-	៥.៦៨០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៩០១.០៥៣	-	-	១.៩០១.០៥៣	២៣.៣៤៥	-	-	២៣.៣៤៥
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៧.៨៧៥	-	-	៧.៨៧៥	១៣.៧៨៦	-	-	១៣.៧៨៦
ការកែតម្រូវ	៤២៧.០៤០	-	-	៤២៧.០៤០	-	-	-	-
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ីមតែមិនក្នុងការិយបរិច្ឆេទ	(៨.៤៨៦)	-	-	(៨.៤៨៦)	(១១.៧៨១)	-	-	(១១.៧៨១)
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ	(៥.៤៥៣)	-	-	(៥.៤៥៣)	(៣០)	-	-	(៣០)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៤២០.៩៧៦	-	-	៤២០.៩៧៦	១.៩៧៥	-	-	១.៩៧៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៦៨៨.១១៤	-	-	១.៦៨៨.១១៤	៤.១១៧	-	-	៤.១១៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយវិធាន ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយវិធានចាប់ផ្តើម	៥២.៣៦៩	-	-	៥២.៣៦៩	១៤.៧៤៦	-	-	១៤.៧៤៦
ការកែតម្រូវ	៤២៧.០៤០	-	-	៤២៧.០៤០	-	-	-	-
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ីមតែមិនក្នុងការិយវិធាន	(៥.៧៨៤)	-	-	(៥.៧៨៤)	(៩.០១៥)	-	-	(៩.០១៥)
លម្អៀងពីការប្តូរប័ណ្ណ	៤៥៧	-	-	៤៥៧	(៥១)	-	-	(៥១)
គិតត្រឹមការិយវិធានចុងក្រោយ	៤៧៤.០៧៨	-	-	៤៧៤.០៧៨	៥.៦៨០	-	-	៥.៦៨០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៩០១.០៥៣	-	-	១.៩០១.០៥៣	២៣.៣៤៥	-	-	២៣.៣៤៥
ធនាគារ								
នាការិយវិធានចាប់ផ្តើម	៣.៨០៥	-	-	៣.៨០៥	១៣.៨៤៧	-	-	១៣.៨៤៧
ការកែតម្រូវ	៤២៧.០៤០	-	-	៤២៧.០៤០	-	-	-	-
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ីមតែមិនក្នុងការិយវិធាន	(១០.៣៧៤)	-	-	(១០.៣៧៤)	(១១.៨២១)	-	-	(១១.៨២១)
លម្អៀងពីការប្តូរប័ណ្ណ	៥០៥	-	-	៥០៥	(៥១)	-	-	(៥១)
គិតត្រឹមការិយវិធានចុងក្រោយ	៤២០.៩៧៦	-	-	៤២០.៩៧៦	១.៩៧៥	-	-	១.៩៧៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៦៨៤.១១៤	-	-	១.៦៨៤.១១៤	៤.១១៧	-	-	៤.១១៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

កាតិកាសម្រាប់ការវិនិយោគ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយាល័យ ៦ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយាល័យ ៦ ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយាល័យចាប់ផ្តើម	៥២.០៣៥	-	-	៥២.០៣៥	៦២៩.២៦០	-	-	៦២៩.២៦០
សវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយក្រែនក្នុងការិយាល័យចាប់ផ្តើម	៦៦៨.៥៩៧	-	-	៦៦៨.៥៩៧	(២៧២.៦៦៤)	-	-	(២៧២.៦៦៤)
គិតត្រឹមការិយាល័យចាប់ផ្តើមក្រោយ	៧២០.៦៣២	-	-	៧២០.៦៣២	៣៥៦.៥៩៦	-	-	៣៥៦.៥៩៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.៨៨៩.៧៣៤	-	-	២.៨៨៩.៧៣៤	១.៤៦៥.៥៩៣	-	-	១.៤៦៥.៥៩៣
ធនាគារ								
នាការិយាល័យចាប់ផ្តើម	៥២.០៣៥	-	-	៥២.០៣៥	៦២៩.២៦០	-	-	៦២៩.២៦០
សវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយក្រែនក្នុងការិយាល័យចាប់ផ្តើម	៦៦៨.៥៩៧	-	-	៦៦៨.៥៩៧	(២៧២.៦៦៤)	-	-	(២៧២.៦៦៤)
គិតត្រឹមការិយាល័យចាប់ផ្តើមក្រោយ	៧២០.៦៣២	-	-	៧២០.៦៣២	៣៥៦.៥៩៦	-	-	៣៥៦.៥៩៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.៨៨៩.៧៣៤	-	-	២.៨៨៩.៧៣៤	១.៤៦៥.៥៩៣	-	-	១.៤៦៥.៥៩៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កាត់និយោគលើមូលបត្របំណុល								
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	-	-	-	-	៥០៤.០៦៦	-	-	៥០៤.០៦៦
សវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយកែរមិនក្នុង ការិយបរិច្ឆេទ	៧២០.៦៣២	-	-	៧២០.៦៣២	(១៤៧.៤៧៤)	-	-	(១៤៧.៤៧៤)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៧២០.៦៣២	-	-	៧២០.៦៣២	៣៥៦.៥៩២	-	-	៣៥៦.៥៩២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.៨៨៩.៧៣៤	-	-	២.៨៨៩.៧៣៤	១.៤៦៥.៥៩៣	-	-	១.៤៦៥.៥៩៣
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	-	-	-	-	៥០៤.០៦៦	-	-	៥០៤.០៦៦
សវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយកែរមិនក្នុង ការិយបរិច្ឆេទ	៧២០.៦៣២	-	-	៧២០.៦៣២	(១៤៧.៤៧៤)	-	-	(១៤៧.៤៧៤)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៧២០.៦៣២	-	-	៧២០.៦៣២	៣៥៦.៥៩២	-	-	៣៥៦.៥៩២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.៨៨៩.៧៣៤	-	-	២.៨៨៩.៧៣៤	១.៤៦៥.៥៩៣	-	-	១.៤៦៥.៥៩៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយវិធាន ៦ខែ បានបញ្ចប់			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយវិធានចាប់ផ្តើម	៥២.៥៤០	-	-	៥២.៥៤០	១៤.៧៨២	-	-	១៤.៧៨២
(កត់ត្រាត្រឡប់)/សំវិធានធនលើការខាតបង់តម្លៃអ៊ុយកែរមិន								
ក្នុងការិយវិធាន	(១.០២៣)	-	-	(១.០២៣)	២៤.៩១៩	-	-	២៤.៩១៩
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	១.៣៨១	-	-	១.៣៨១	(១២៣)	-	-	(១២៣)
គិតត្រឹមការិយវិធានចុងក្រោយ	៥២.៨៩៨	-	-	៥២.៨៩៨	៣៩.៥៧៨	-	-	៣៩.៥៧៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២១២.១២១	-	-	២១២.១២១	១៦២.៦៦៦	-	-	១៦២.៦៦៦
ធនាគារ								
នាការិយវិធានចាប់ផ្តើម	៨៥.៤០៤	-	-	៨៥.៤០៤	៦២.៣០៧	-	-	៦២.៣០៧
(កត់ត្រាត្រឡប់)/សំវិធានធនលើការខាតបង់តម្លៃអ៊ុយកែរមិន								
ក្នុងការិយវិធាន	(១៤.៦៩៧)	-	-	(១៤.៦៩៧)	២៣.៨៦៤	-	-	២៣.៨៦៤
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	១.៣៨២	-	-	១.៣៨២	(១១៥)	-	-	(១១៥)
គិតត្រឹមការិយវិធានចុងក្រោយ	៧២.០៨៩	-	-	៧២.០៨៩	៨៦.០៥៦	-	-	៨៦.០៥៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៨៩.០៧៧	-	-	២៨៩.០៧៧	៣៥៣.៧០៧	-	-	៣៥៣.៧០៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៥០.៨៩៩	-	-	៥០.៨៩៩	៥៥.៤២៥	-	-	៥៥.៤២៥
សំវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយស៊ីម								
ក្នុងការិយបរិច្ឆេទ	៦២១	-	-	៦២១	(១៥.៨០៦)	-	-	(១៥.៨០៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១.៣៧៨	-	-	១.៣៧៨	(៤១)	-	-	(៤១)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៥២.៨៩៨	-	-	៥២.៨៩៨	៣៩.៥៧៨	-	-	៣៩.៥៧៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២១២.១២១	-	-	២១២.១២១	១៦២.៦៦៦	-	-	១៦២.៦៦៦
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៧៧.០៤៩	-	-	៧៧.០៤៩	១០៥.៥០០	-	-	១០៥.៥០០
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ុយស៊ីមក្នុងការិយបរិច្ឆេទ	(៦.៣៣៩)	-	-	(៦.៣៣៩)	(១៩.៤០៦)	-	-	(១៩.៤០៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១.៣៧៩	-	-	១.៣៧៩	(៣៤)	-	-	(៣៤)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៧២.០៨៩	-	-	៧២.០៨៩	៨៦.០៦០	-	-	៨៦.០៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៨៩.០៧៧	-	-	២៨៩.០៧៧	៣៥៣.៧០៧	-	-	៣៥៣.៧០៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ជ) ការវិភាគហានិភ័យលើការរស់រវង់ ECL

តារាងខាងក្រោមគឺជាការរស់រវង់ ECL របស់ធនាគារ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលបណ្តាលមកពីការផ្លាស់ប្តូរយ៉ាងសមស្របក្នុងប៉ារ៉ាម៉ែត្រ ពីការសន្មតជាក់ស្តែងដែលបានប្រើប្រាស់ ក្នុងការសន្មត អំពី អថេរសេដ្ឋកិច្ចរបស់ធនាគារ។

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL			
	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ ដុល្លារអាមេរិក	ការថយចុះ សេណារីយ៉ូ ដុល្លារអាមេរិក	ការកើនឡើង សេណារីយ៉ូ ពាន់រៀល	ការថយចុះ សេណារីយ៉ូ ពាន់រៀល
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥						
១- ផលិតកម្ម			(៩២៣.៣៣៧)	១.៧២០.៧៤០	(៣.៧០២.៥៨៣)	៦.៩០០.១៦៧
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១២,២៣%	-១២,២៣%				
២- ពាណិជ្ជកម្មលក់រាយ			(៤.៥៦៤.៤៦៤)	១៥.៦៥៥.៦៨៤	(៣៤.៣៤៣.៤៩៩)	៦២.៧៧៩.៣០៩
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃថេរ២០១៤ (ជាពាន់លានរៀល)	៤,៩៧%	-៤,៩៧%				
- អត្រាខ្សែកោងទិន្នផលធនាគារប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	(២៤,៥៥)	២៤,៥៥				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៧,៤៧%	-២៧,៤៧%				
- ដុល្លាររៀល	-១,៣៩%	១,៣៩%				
៣- កម្ចីផ្សេងៗ			(១.៤៧២.៩២២)	៤.៥២៤.៤៩៤	(៧.៥១០.៤១៧)	១៤.១៤៤.៤៤១
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃថេរ២០១៤ (ជាពាន់លានរៀល)	៤,៩៧%	-៤,៩៧%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
៤- ការដឹកជញ្ជូន និងការរក្សាទុក			(១.៣៥២.៤៧៥)	២.៣១២.៤៥០	(៥.៤២៥.០២៩)	៩.២៧២.៩២៤
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១២,២៣%	-១២,២៣%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
៥- កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ			(៦១៧.៦៤៤)	៥២២.៤៤១	(២.៤៧៦.៩១៤)	២.០៩៤.៩៨៧
- អត្រាខ្សែកោងទិន្នផលធនាគារប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	(២៤,៥៥)	២៤,៥៥				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៧,៤៧%	-២៧,៤៧%				
៦- សកម្មភាពអចលនទ្រព្យ			(៣៣០.៥១៦)	២០៩.៣៧២	(១.៣២៥.៣៧១)	៨៣៩.៥៨១
- ដុល្លាររៀល	-១,៣៩%	១,៣៩%				
- ការវិនិយោគផ្ទាល់ពីបរទេស (% នៃ GDP)	០,៤៩%	-០,៤៩%				
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន (%នៃ GDP)	-៤៩,៤៩%	៤៩,៤៩%				

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.១ ហានិភ័យឥណទាន (ត)

(ជ) ការវិភាគហានិភ័យលើការរស់រវង់ ECL (ត)

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL			
	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤			ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
១- កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ			(៣៧៤.០៥៤)	២៧៤.៩៥១	(១.៥៣៧.៣៧៦)	១.១៤៦.៤៨៩
- ឥណទានសម្រាប់ទំនិញ និងសេវាកម្ម/ផលិតផលក្នុងស្រុក	-២០,៣៤%	២០,៣៤%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៤,៨៥%	-២៤,៨៥%				
២- ផលិតកម្ម			(៧១០.៧៣១)	១.១៥៧.៣២៦	(២.៩២១.១០៥)	៤.៧៥៦.៦១០
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១១,២៣%	-១១,២៣%				
៣- ការប្រើប្រាស់			(២៦.៦៥៤)	៤៩.០៥៣	(១០៩.៥៤៧)	២០១.៦០៩
- អត្រាខ្សែកោងទិន្នផលធនាគារប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	-២,២៩	២,២៩				
៤- ពាណិជ្ជកម្មលក់រាយ			(៤៦៥២.០៥៦)	៦.៨៧១.២៥៣	(១៩.១១៩.៩៥២)	២៨.២៤០.៨៤៨
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃថេរ២០០០ (ជាពាន់លានរៀល)	៧,៤៣%	-៧,៤៣%				
- ឥណទានសម្រាប់ទំនិញ និងសេវាកម្ម/ផលិតផលក្នុងស្រុក	-១៥,៧៨%	១៥,៧៨%				
- ដុល្លាររៀល	-១,៣៤%	១,៣៤%				
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន (%នៃGDP)	-៦៣,៧៣%	៦៣,៧៣%				
៥- សកម្មភាពលក្ខណៈគ្រួសារ			(២១៩.៤៩៩)	១៤៧.៦០៩	(៩០២.១៤១)	៦០៦.៦៧២
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៦,៥០%	-២៦,៥០%				
- ដុល្លាររៀល	-១,៣៤%	១,៣៤%				
- ឥណទានសម្រាប់ទំនិញ និងសេវាកម្ម/ផលិតផលក្នុងស្រុក	-២០,៣៤%	២០,៣៤%				
៦- កម្ចីផ្សេងៗ			(១.៥៩៧.០៧៦)	៣.១២២.៧៣១	(៦.៥៦៣.៩៨៣)	១២.៨៣៤.៤២៥
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃថេរ២០០០ (ជាពាន់លានរៀល)	៧,៤៣%	-៧,៤៣%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា (ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				

(ឈ) ទ្រព្យបញ្ចាំដែលបានដកហូត

ទ្រព្យបញ្ចាំដែលបានដកហូតត្រូវបានលក់ចេញតាមដែលអាចធ្វើទៅបាន។ សម្ព័ន្ធធនាគារ និងធនាគារ មិនបានប្រើប្រាស់ទ្រព្យដាក់បញ្ចាំដែលបានដកហូត ក្នុងអាជីវកម្មរបស់ខ្លួននោះទេ។

សម្ព័ន្ធធនាគារ និងធនាគារ បានទទួលកាន់កាប់ទ្រព្យសម្បត្តិ ដែលបានដកហូតទ្រព្យបញ្ចាំទុកជាទ្រព្យធានា មានចំនួន ១៣,៣៧២,៥៨៣ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ គ្មាន)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យទីផ្សារដែលជាហានិភ័យនៃការខាតបង់ដែលមាននៅក្នុង និងក្រៅតារាងតុល្យការនៃស្ថានភាពឡើងចុះនៃអត្រាចំណូលទីផ្សារ រួមមានអត្រាការប្រាក់ តម្លៃមូលធន អត្រាប្តូររូបិយប័ណ្ណ បរទេស ឧបករណ៍និស្សន្ទ និងតម្លៃផ្សេងៗទៀត ដែលអាចប៉ះពាល់ជាអវិជ្ជមានទៅលើចំណូលអនាគត ដើមទុន ឬសមត្ថភាពក្នុងការសម្រេចគោលដៅអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ប្រភេទចម្បងនៃហានិភ័យទីផ្សាររបស់សម្ព័ន្ធធនាគារ និង ធនាគារមានដូចជា៖

- (i) ហានិភ័យអត្រាការប្រាក់៖ អាចនាំមកនូវការខាតបង់ នៅពេលមានភាពអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល នៅពេល អត្រាការប្រាក់លើទ្រព្យទាំងនោះផ្លាស់ប្តូរយ៉ាងទៀងទាត់ ឬនៅចន្លោះពេលដែលខុសគ្នា។ និង
- (ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស៖ អាចនាំមកនូវការខាតបង់ នៅពេលមានអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល របស់រូបិយប័ណ្ណជាក់លាក់ណាមួយ។

ហានិភ័យរត្តធាតុដើម និងតម្លៃមូលធន មិនត្រូវបានអនុវត្តខណៈដែលសម្ព័ន្ធធនាគារ និងធនាគារ មិនមានវិនិយោគ (ជួញដូរ) ភាគហ៊ុន ឬទំនិញណាមួយនោះទេ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីជួយក្រុមប្រឹក្សាភិបាល លើទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យយ៉ាងទៀងទាត់លើសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ហានិភ័យទីផ្សារត្រូវបានគ្រប់គ្រងផ្អែកទៅលើគោលការណ៍ និងកម្រិតកំណត់ផ្ទៃក្នុងដូចខាងក្រោម៖

គោលការណ៍នៃហានិភ័យទីផ្សារ៖

- ស្របទៅតាមគោលនយោបាយធនាគាររ៉ឹងមាំ សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងយ៉ាងសកម្មលើស្ថានភាពរូបិយប័ណ្ណ និងស្ថានភាពហានិភ័យអត្រាការប្រាក់ ក្នុងការទប់បង្ការស្ថានភាព ដោយផ្ដន្ទង់ទ្រព្យសកម្ម និងបំណុល។
- សម្ព័ន្ធធនាគារ និងធនាគារ មិនត្រូវពាក់ព័ន្ធនឹងសកម្មភាពដោយទទួលចំណូលបានមកពីការជួញដូរផ្តាច់មុខ (Proprietary Trading) ឬការទស្សន៍ទាយលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់ អត្រាការប្រាក់ ឬតម្លៃនៃ មូលបត្រ។
- ក្របខណ្ឌគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានចូលរួមបង្កើតឡើងពីធាតុចាំបាច់ដូចជា៖ ១) អភិបាលកិច្ច និងការត្រួតពិនិត្យដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល ២) ការអនុវត្តវិសមភាពហានិភ័យ (Risk Appetite) និងវិសមភាពលើនៃ (Risk Tolerance) ៣) ការអនុវត្តដំណើរការគ្រប់គ្រងហានិភ័យ និង ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទិន្នន័យ។ វាត្រូវបានដាក់បញ្ចូលទៅក្នុងការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីផ្តល់នូវការគ្រប់គ្រងប្រកបដោយតម្លាភាព និងស្មើភាពនៃហានិភ័យទីផ្សារនៅទូទាំងធនាគារ។
- ទំនួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ហានិភ័យទីផ្សារ គឺស្ថិតនៅលើគណៈគ្រប់គ្រងជាន់ខ្ពស់នៃរតនាភិបាល។

កម្រិតកំណត់ស្ថានភាពនៃហានិភ័យទីផ្សារ៖

- សម្ព័ន្ធធនាគារ និងធនាគារ ត្រូវមានកម្រិតកំណត់ផ្ទៃក្នុងលើភាពមិនផ្ទុកផ្ទុកនៃការប្តូររូបិយប័ណ្ណបរទេសក្នុងមួយរូបិយប័ណ្ណនិង រូបិយប័ណ្ណបរទេសសរុប ដើម្បីកាត់បន្ថយផលប៉ះពាល់ជាសារវន្តនៃហានិភ័យអត្រាប្តូរប្រាក់។
- នាយកដ្ឋាន និងការិយាល័យដែលពាក់ព័ន្ធ គួរវាយតម្លៃយ៉ាងទៀងទាត់ និងត្រួតពិនិត្យតាមដានលើ ហានិភ័យនៃការមិនអនុលោមតាមកម្រិតកំណត់។ ការបំពានកម្រិតកំណត់ផ្ទៃក្នុងគួរត្រូវបានរាយការណ៍ទៅកាន់ ALCO និងប្រធាននាយកប្រតិបត្តិ។
- ក្របខ័ណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យតាមដាន និងគ្រប់គ្រងកម្រិតកំណត់ផ្ទៃក្នុងមានចែងនៅក្នុងគោលការណ៍ប្រតិបត្តិវិសមភាពហានិភ័យ (Risk Appetite)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

កម្រិតកំណត់ស្ថានភាពនៃហានិភ័យទីផ្សារ(ត)៖

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ និងការវិនិយោគ ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានវាស់វែងតាម FVOCI ហើយត្រូវបានកំណត់តម្លៃតាមតម្លៃសមស្របដោយ អនុលោមតាមវិធីសាស្ត្រដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ៤១។ សម្ព័ន្ធធនាគារនិងធនាគារប្រើប្រាស់ឧបករណ៍ ហិរញ្ញវត្ថុនិស្សន្ទ ដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណ និងកិច្ចសន្យាផ្តោះប្តូរ អត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រង ការប្រឈមហានិភ័យរបស់ខ្លួន។

(i) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែល លំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹង មានការប្រែប្រួលទៅតាមការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែល តម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលដោយសារ ការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ គម្លាតការប្រាក់ (Interest Margin) អាចកើន ឡើងដោយសារការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ អាចកើតពីប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ។ ប្រាក់កម្ចីដែលបានផ្តល់ ក្នុងអត្រាការប្រាក់អថេរ ធ្វើឱ្យសម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និង ធនាគារ គ្រប់គ្រងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយប្រើប្រាស់កិច្ចសន្យាផ្តោះប្តូរអត្រាការប្រាក់អថេរទៅអត្រាថេរ (floating-to-fixed interest rate swaps)។ ការផ្តោះប្តូរអត្រាការប្រាក់បែបនេះ មានផលប៉ះពាល់ សេដ្ឋកិច្ចលើការបង្វិលប្រាក់កម្ចីពី អត្រាអថេរទៅអត្រាថេរ និងប៉ះពាល់ដល់ការទទួលស្គាល់ ចំណាយការប្រាក់ដែលផ្អែកទៅតាមអត្រាថេរ។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលបានប្រាក់កម្ចីតាមអត្រាអថេរ និងប្តូរទៅជាអត្រាថេរដែលទាបជាងអត្រាដែលមានប្រសិទ្ធភាពសម្ព័ន្ធធនាគារ និងធនាគារ បានខ្ចីតាម អត្រាថេរដោយផ្ទាល់។ តាមការផ្តោះប្តូរអត្រាការប្រាក់ សម្ព័ន្ធធនាគារ និងធនាគារ ព្រមព្រៀងជាមួយភាគីផ្សេងៗ ដើម្បីផ្តោះប្តូរតាមចន្លោះ ពេលវេលាជាក់លាក់ (ជាចម្បងតាមមូលដ្ឋានប្រចាំឆមាស) ភាពលម្អៀងរវាងចំនួន អត្រាថេរ និង អត្រាអថេរ ក្នុងកិច្ចសន្យា ត្រូវបាន គណនាដោយយោងទៅតាមចំនួនដែលបានព្រមព្រៀងគ្នា។

តារាងនៅទំព័របន្ទាប់សង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាងនេះក៏រួម បញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃកិច្ចសន្យាដើមគ្រា ឬតាមឥណ្ឌូបត្ថម្ភផុតកំណត់សង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	សម្ព័ន្ធធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤៨៨.១២៤.០៨៦	៤៨៨.១២៤.០៨៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ -សុទ្ធ	១.១០១.៧៥២.០៤២	៦៦.៥២៦.៦៧៣	៣៥.១០៧.២៣៣	-	-	១.៤៨៧.៥៨១.០០៦	២.៦៩០.៩៦៦.៩៥៤
ការវិនិយោគហិរញ្ញវត្ថុ	៣៥.១១២.១៣១	៩៦.៣៨៧.៨៥៣	៣១.១៥០.៥២៤	៦៩.០៤៥.៣០៧	១១.៧១១.៧៤៦	១៨៩.៦៧០	២៤៣.៥៩៧.២៣១
ឥណទាន និងបុរេប្រទាន-សុទ្ធ	២១១.៤៤០.៨៩០	២៦៤.៧៤១.១៣៧	១.១៣៩.៤៦៥.៥០២	៤.៨៥៩.៥៥៥.៣០០	៧៤៧.២១១.១៦០	-	៧.២២២.៤១៣.៩៨៩
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	១.០៥៥.០៣៣	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១៤.២៩៨.៥៧២	១៤.២៩៨.៥៧២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៣៨៨.៣០៥.០៦៣	៤២៧.៦៥៥.៦៦៣	១.២០៥.៧២៣.២៥៩	៤.៩២៨.៦០០.៦០៧	៧៥៤.៩២២.៩០៦	១.៩៩១.២៤៨.៣៦៧	១០.៦៦០.៤៥៥.៨៦៥
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥៤.៦១៨.៥៧៧	២៦.៨៦៧.៤១៧	១១០.៧៦១.១៣៧	៣២.០៤៥.២៣៩	៨៤.៩៥០.០០០	៩៣.៧៦០.៤០៨	៤០៣.០០២.៧៧៨
ប្រាក់បញ្ញើរបស់អតិថិជន	៣.៩៩៥.៨៦៨.០៩១	៤៣៧.៤២២.៥៣៥	២.៣៤៩.៤៩២.៥៩០	៧៤៤.៥៦១.០២២	៣៩.១៥៥.៨៧៣	១.០១៤.៥៩៩.១៩៧	៨.៥៨១.០៩៩.៣០៨
បំណុលកតិសន្យា	១.២៧៤.៦០០	២.០៣៣.៩៤០	៩.៥៥៤.៦៨៤	២០.៤៣១.០៥៤	២.៩៦៤.៦៦១	-	៣៦.២៥៨.៩៣៩
ប្រាក់កម្ចី	៨៣.១២៦.៩៥៩	១៥៨.៧១៧.០៧៦	២០១.០៣៣.៨០៩	២៤.០៧១.១៤១	៨០.៩៤១	-	៤៧១.០២៩.៩២៦
បំណុលបន្ទាប់បន្សំ	៥.១២៦.៤១២	៧១៤.០២២	៧៩.៨៣៧.៤៤៣	៨៤.៤៤៩.២១០	៤៧.០០១.៧៤១	-	២១៧.១២៨.៨៦៨
មូលហត្ថបំណុល	១.៤០៧.៨៤៥	៨៦.៧៤៥	-	៥៩.៤៦០.៦៧៤	៣៩.៣៨៣.៤១២	-	១០០.៣៣៨.៦៧៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧១.០៥៥.៧៩៣	៧១.០៥៥.៧៩៣
បំណុលហិរញ្ញវត្ថុសរុប	៤.១៤១.៤២២.៤៨៤	៦២៥.៨៨១.៧៣៥	២.៧៥០.៦៧៩.៦៦៣	៩៦៩.០១៨.៣៤០	២១៣.៥៣៦.៦៦៨	១.១៧៩.៤១៥.៣៩៨	៩.៨៧៩.៩១៤.២៨៨
គម្លាតរវាងតារាងត្រាការប្រាក់សុទ្ធ	(២.៧៥៣.១១៧.៤២១)	(១៩៨.២២៦.០៧២)	(៥៤៤.៩៥៦.៤០៤)	៣.៩៥៩.៥៨២.២៦៧	៥៤៥.៣៨៦.២៣៨	៨១១.៨៣២.៩៦៩	៧៨១.៥៤១.៥៧៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១១.២០០.៤០០.៨៥៤)	(៧៩៤.៧២៦.១៤៩)	(៦.១៩៥.២៧៥.១៨០)	១៥.៨៧៧.៩២៤.៨៩១	២.១៨៦.៩៩៨.៨១៤	៣.២៥៥.៤៥០.២០៦	៣.១២៩.៩៧១.៧២៤
ចំណែកនៃឥណទានវិបារម្ភបន្ថែមបានប្រើប្រាស់	-	-	-	-	-	៤០១.៦៤៨.៧៥៨	៤០១.៦៤៨.៧៥៨
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨៩.៦៦៣.២៤៦	៨៩.៦៦៣.២៤៦
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	៣៦៧.៧៧៨	៣៦៧.៧៧៨
គម្លាតរវាងតារាងត្រាការប្រាក់សុទ្ធ	-	-	-	-	-	៤៩១.៦៧៩.៨២២	៤៩១.៦៧៩.៨២២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៩៧១.៦៣៦.០៨៧	១.៩៧១.៦៣៦.០៨៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	សម្ព័ន្ធធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥១៣.៩៤២.១២៣	៥១៣.៩៤២.១២៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២៦៩.៤៨០.១០៥	៣៩.៧៣៤.៦១៧	៩.៩៨៦.៧៤៧	-	-	១.៦៦២.៧៩០.១៩៣	១.៩៨២.៣៩១.៦៦២
ការវិនិយោគហិរញ្ញវត្ថុ	១២១.៧៦២.១៦៨	២២២.០៤២.៨៦៤	៩១.៧៥៩.៤០៤	៣៦.០៥០.៧៧២	-	១៤៩.៦៧០	៤៧១.៤០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	២៨៥.៩៩៣.៤៨២	២៨៣.៤៩០.២៣៧	១.០៧៤.០០៨.០៥៤	៤.៤៨៤.៩៧៦.៩៨៩	៤៩៤.៦៩៤.៩៨២	-	៧.០២៣.១៦៤.១០៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	២.២៥០.២៤៦	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១១.៤៩០.៩១១	១១.៤៩០.៩១១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៧៧.២៣៦.១១៥	៥៤៥.២៦៧.៧១៨	១.១៧៧.៧៥៤.២០៥	៤.៥២១.០២៧.៧៦១	៤៩៤.៦៩៤.៩៨២	២.១៩០.៦៦៣.១៤៣	១០.០០៥.០៤៣.៩២៤
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៧៨.៧៩២.៦៥៨	៤៧.៧១៥.០៤៤	៦៦.៤៥៩.៦៥៨	៣១.៤៩០.៤៤២	៤៤.៩៥០.០០០	៨៧.១០៦.៥៤៩	៣៩៦.៥១៤.៣៥១
ប្រាក់បញ្ញើរបស់អតិថិជន	៣.៧០៨.៥៣៤.៤១៤	៦៦៨.៩៧០.១៩៦	១.៨២៨.៥៦៥.០៧៩	៧៩១.៤៤៩.៤៣១	៤៦.៥៤៦.៧៦០	៩១៨.០៧៥.៥៥៤	៧.៩៦២.៥៤១.៤៣៤
បំណុលកតិសន្យា	១.២៥១.៤១២	១.៩៤៣.៨៣១	៩.៣៤៩.៨៣៤	២០.០៧១.៧២៩	២.៤០៤.៥៤២	-	៣៥.០២១.៧៨៨
ប្រាក់កម្ចី	៨៥.១០៤.១៦៩	២០៨.៤៥០.២៩៨	២៧៨.០៩៩.៤២៩	៣៤.៧៣៧.៦៤៤	៤៦៦.៣៣៥	-	៦០៦.៨៥៧.៨៧៥
បំណុលបន្ទាប់បន្សំ	-	២០៧.៧០៩	៨០.១៤៤.៤១៨	៥៣.៦០៧.៥៤៤	៤៤.៨០២.៤៣៧	-	១៧៨.៧៦២.១០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៩.៨៧០.២៤៨	៥៩.៨៧០.២៤៨
បំណុលហិរញ្ញវត្ថុសរុប	៣.៨៧៣.៦៨៣.០៥៣	៩២៧.២៨៧.០៧៨	២.២៦២.៦១៨.៤១៨	៩៣១.៧៥៦.៧៩០	១៧៩.១៧០.០៧៤	១.០៦៥.០៥២.៣៥១	៩.២៣៩.៥៦៧.៧៦៤
គម្លាតរវាងយុទ្ធសាស្ត្រប្រាក់សុទ្ធ	(៣.១៩៦.០៤៦.៩៣៨)	(៣៨២.០១៩.៣៦០)	(១.០៨៤.៨៦៤.២១៣)	(៣.៥៨៩.២២៧.៩២៩)	(៧១៤.៤៧៥.០៩២)	(១.១២៥.៦១០.៧៩២)	(៧៦៥.៤៧៦.១៦០)
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១២.៨៦៤.០៨៨.៩២៥)	(១.៥៣៧.៦២៧.៩២៤)	(៤.៣៧៤.៦២៨.៤៥៧)	១៤.៤៤៦.៨១៥.៦៥៨	២.៨៧៩.៩៨៧.៧៥៥	៤.៥៣០.៥៨៣.៤៣៧	៣.០៨១.០៤១.៥៤៤
ចំណែកនៃឥណទានវិបារម្ភប្រើប្រាស់	-	-	-	-	-	៣០១.៧៧១.១៧០	៣០១.៧៧១.១៧០
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧៦.៣៣៧.៧៥៣	៧៦.៣៣៧.៧៥៣
គម្លាតរវាងយុទ្ធសាស្ត្រប្រាក់សុទ្ធ	-	-	-	-	-	៣៧៨.១០៨.៩២៣	៣៧៨.១០៨.៩២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៥២១.៨៨៨.៤១៥	១.៥២១.៨៨៨.៤១៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន-សុទ្ធ

ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលគតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

មូលបត្របំណុល

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

គម្លាតរវាងយឺតតាមត្រាការប្រាក់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ចំណែកនៃឥណទានវិបារុបន៍មិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ការប្តូររូបិយប័ណ្ណបរទេស

គម្លាតរវាងយឺតតាមត្រាការប្រាក់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

	ធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤៧៤.០០៥.៤៣៥	៤៧៤.០០៥.៤៣៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.០៩៩.២៩៧.៧៨២	៦៥.១៨១.៦០៤	៣៥.១០៧.២៣៣	-	-	១.៤២៧.៧០៧.៩៦០	២.៦២២.១២៥.៥៨៣
ការវិនិយោគហិរញ្ញវត្ថុ	៣៥.១១២.១៣១	៩៦.៣៨៧.៨៥៣	៣១.១៥០.៥២៤	៦៩.០៤៥.៣០៧	១១.៧១១.៧៤៦	១៨៩.៦៧០	២៤៣.៥៩៧.២៣១
ឥណទាន និងបុរេប្រទាន-សុទ្ធ	២០៧.៣៤២.៨៤៤	២៥៥.៨៣៤.៧៨១	១.០៩៤.៤៨០.១១៧	៤.៧៥៣.៩៤៨.៥៧១	៧៤១.៥៦៤.១៦៥	-	៧.០៥៣.១៧០.៤៨២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	១.០៥៥.០៣៣	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១២.៦២៤.០២៤	១២.៦២៤.០២៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៣៤១.៧៥២.៧៦១	៤១៧.៤០៤.២៤២	១.១២០.៧៧៧.៨៧៤	៤.៨២២.៩៩៣.៨៧៤	៧៥៣.២៧៩.៩១១	១.៩១៩.៥៨៦.១២៦	១០.៤១៥.៧៥០.៧៩២
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៥២.២៩០.៩៨៥	២១.៧៤២.៩៤៥	៩៣.១៦៦.៩២៩	៣១.៩៥០.១១៤	៨៤.៩៥០.០០០	៩៦.១៨១.៦៨៣	៣៨០.២២២.៦៥៦
ប្រាក់បញ្ញើរបស់អតិថិជន	៣.៩៥៦.៩៥៩.២៣៤	៤២៥.៣២៧.២២០	២.២៧៧.៤៣៣.៤៤២	៧២០.០២៣.៧៥១	៣៦.៦០៣.៤០៩	៩៩៤.៨៦៨.០១៨	៨.៤១៥.២១៥.០៧៨
បំណុលគតិសន្យា	១.២៦៥.៩១៩	១.៩៥៦.០៤៣	៩.១១៤.៥១៤	១៩.៤៤៧.៤២៣	២.០៩៤.២៦៤	-	៣៣.៨៨២.១៦៣
ប្រាក់កម្ចី	៨០.៤១២.៤៤៤	១៥៨.៣៦៩.២២០	១៩៨.៥១៤.២០០	២៦.៥៨៤.៨១៥	៨០.៩៤១	-	៤៦៣.៩៦១.៦២០
បំណុលបន្ទាប់បន្សំ	៥.១២៦.៤១២	៧១៤.០២២	៧៩.៨៣៧.៤៤៣	៨៤.៤៤៩.២១០	៤៧.០០១.៧៨១	-	២១៧.១២៥.៨៦៨
មូលបត្របំណុល	១.៤០៧.៨៤៥	៨៦.៧៤៥	-	៥៩.៤៦០.៦៧៤	៣៩.៣៨៣.៤១២	-	១០០.៣៣៤.៦៧៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៦៨.៩៧៩.៤៣៦	៦៨.៩៧៩.៤៣៦
បំណុលហិរញ្ញវត្ថុសរុប	៤.០៩៧.៤៦២.៨៤៣	៦០៨.១៩៦.១៩៥	២.៦៥៤.០៦៦.៥២៨	៩៤១.៩១៥.៩៨៧	២១០.១១៧.៨០៧	១.១៦៤.០២៩.១៣៧	៩.៦៧៩.៧៨៤.៤៩៧
គម្លាតរវាងយឺតតាមត្រាការប្រាក់សុទ្ធ	(២.៧៥៥.៧១០.០៨២)	(១៩០.៧៩១.៩៥៣)	(១.៤៩៧.២៨៨.៦៥៤)	៣.៨៨១.០៧៧.៨៩១	៥៤៣.១៦៤.១០៤	៧៥៥.៥៥៦.៩៨៩	៧៣៥.៩៦២.២៩៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១១.០៥០.៣៩៧.៤៣០)	(៧៦៥.០៧៥.៧៣២)	(៦.០០៤.២៨៧.៩០៣)	១៥.៥៦៣.១២២.៣៤៣	២.១៧៤.០៦៣.៩៩៧	៣.០២៩.៧៨៣.៥២៦	២.៩៥១.២០៨.៤០១
ចំណែកនៃឥណទានវិបារុបន៍មិនបានប្រើប្រាស់	-	-	-	-	-	៣៩៩.៥២៦.៩០៩	៣៩៩.៥២៦.៩០៩
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨៩.៤២០.៣២២	៨៩.៤២០.៣២២
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	៣៦៧.៧៧៨	៣៦៧.៧៧៨
គម្លាតរវាងយឺតតាមត្រាការប្រាក់សុទ្ធ	-	-	-	-	-	៤៨៦.៣១៥.០០៩	៤៨៦.៣១៤.០០៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៩៦២.១៥៣.១៨៦	១.៩៦២.១៥៣.១៨៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	ធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥០៣.៤៥៩.០៧៣	៥០៣.៤៥៩.០៧៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២៦៩.៨១១.៣០៦	៣៩.៧៣៤.៦១៧	៩.៩៨៦.៧៤៧	-	-	១.៦៣៨.៥២៥.៤៥៩	១.៩៥៨.០៥៨.១២៩
ការវិនិយោគហិរញ្ញវត្ថុ	១២១.៧៦២.១៦៨	២២២.០៤២.៨៦៤	៩១.៧៥៩.៤០៤	៣៦.០៥០.៧៧២	-	១៨៩.៦៧០	៤៧១.៨០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	២៦៨.៦៦៨.៦០៧	២៧៣.៥៨៩.១៤៩	១.០៤០.២២៤.៩៤៣	៤.៣៩០.៨៤០.០៨០	៨៨៨.៥០៣.២៣២	-	៦.៨១១.៨២៦.០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	២.២៥០.២៤៦	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៩.៥៤៩.២៩៦	៩.៥៤៩.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៦០.២៤២.០៨១	៥៣៥.៣៦៦.៦៣០	១.១៤១.៩៧១.០៩៤	៤.៤២៦.៨៩០.៨៥២	៨៨៨.៥០៣.២៣២	២.១៥៣.៩៧៣.៧៤៤	៩.៨០៦.៩៤៧.៦៣៣
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៧០.១៤១.៧២៦	៤៣.១០៧.៤១៣	៥២.៨៩៩.០៨៨	៣១.២០៥.០០០	៨៤.៩៥០.០០០	៩០.៤២៤.៣៧៧	៣៧២.៧២៧.៦០៤
ប្រាក់បញ្ញើរបស់អតិថិជន	៣.៦៧៥.៨២៤.៧៨២	៦៥៩.៦១២.៥១០	១.៧៩០.៣១៧.៣០៤	៧៧៣.៥៤៨.៦១៥	៤៤.០០៨.២៧៦	៩០១.៩៨៦.៩០២	៧.៨៤៥.២៩៨.៣៨៩
បំណុលគតិសន្យា	១.២២៩.៨១១	១.៩២១.៣៨៩	៩.០៨៦.១២៦	១៩.០៩៧.៧៣៨	១.៤៤៨.៤៨៨	-	៣២.៧៨៣.៥៥២
ប្រាក់កម្ចី	៨៥.០៨២.៧៥៩	២០៨.២០៥.៧៧១	២៧៣.០៥០.៤៣៥	៣១.៧១៦.៧១៥	៤៦៦.៣៣៥	-	៥៩៨.៥២២.០១៥
បំណុលបន្ទាប់បន្សំ	-	២០៧.៧០៩	៨០.១៤៤.៤១៨	៥៣.៦០៧.៥៤៤	៤៤.៨០២.៤៣៧	-	១៧៨.៧២២.១០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៧.៨២៧.៤៣៣	៥៧.៨២៧.៤៣៣
បំណុលហិរញ្ញវត្ថុសរុប	៣.៨៣២.២៧៩.០៧៨	៩១៣.០៥៤.៧៩២	២.៦០៥.៤៩៧.៣៧១	៩០៩.១៧៥.៦១២	១៧៥.៦៧៥.៥៣៦	១.០៥០.២៣៨.៧១២	៩.០៨៥.៩២១.១០១
គម្លាតរវាងយុទ្ធសាស្ត្រការប្រាក់សុទ្ធ	(៣.១៧២.០៣៦.៩៩៧)	(៣៧៧.៦៨៨.១៦២)	(១.០៦៣.៥២៦.២៧៧)	(៣.៥១៧.៧១៥.២៤០)	(៧១២.៨២៧.៦៩៦)	១.១០៣.៧៣៥.០៣២	(៧២១.០២៦.៥៣២)
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១២.៧៦៧.៤៤៨.៩១៤)	(១.៥២០.១៩៤.៨៥២)	(៤.២៨០.៦៩៣.២៦៥)	១៤.១៥៨.៨០៣.៨៤១	២.៨៦៩.១៣១.៤៧៦	៤.៤៤២.៥៣៣.៥០៤	២.៩០២.១៣១.៧៩០
ចំណែកនៃឥណទាននិរន្តរ៍មិនបានប្រើប្រាស់	-	-	-	-	-	៣០០.៧៣៤.៦៣៧	៣០០.៧៣៤.៦៣៧
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៧៦.១៣៨.២៤៩	៧៦.១៣៨.២៤៩
គម្លាតរវាងយុទ្ធសាស្ត្រការប្រាក់សុទ្ធ	-	-	-	-	-	៣៧៦.៨៧២.៨៨៦	៣៧៦.៨៧២.៨៨៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៥១៦.៩១៣.៣៦៦	១.៥១៦.៩១៣.៣៦៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគទេសវិភាគតម្លៃសមស្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

សម្ព័ន្ធធនាគារ និងធនាគារ មិនកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមានអត្រាថេរតាមតម្លៃ សមស្របទេ តាមរយៈប្រាក់ចំណេញ ឬខាត។ ដូចនេះ បម្រែបម្រួលអត្រាការប្រាក់ណាមួយនាកាលបរិច្ឆេទនៃការរាយការណ៍នេះ វានឹងមិនមាន ផលប៉ះពាល់ដល់របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗចន្លោះពេលទេ។

ការវិភាគទេសវិភាគលំហូរសាច់ប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល មានសភាពងាយប្រែប្រួលទៅតាមចំណាយការប្រាក់ លើប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលខ្ពស់ជាង/ទាបជាងអាស្រ័យទៅតាមការប្រែប្រួលអត្រាការប្រាក់។ ការប្រែប្រួល ២៥ពិន្ទុ នៃពិន្ទុមូលដ្ឋាន (“bp”) នៃអត្រាការប្រាក់របស់ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ នាកាលបរិច្ឆេទនៃការរាយការណ៍ នឹងមិនមានផល ប៉ះពាល់ជាសារវន្តលើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ។

ការប្រឈមនឹងហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលទាក់ទងនឹងប្រាក់កម្ចីទាំង អត្រាការប្រាក់ ថេរ និងអត្រាការប្រាក់ប្រែប្រួល។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការរក្សាទុកនូវការដាក់បញ្ចូលគ្នាដែលសមស្របរវាង ប្រាក់កម្ចីមានអត្រា ថេរ និងអត្រា ប្រែប្រួលតាមរយៈការប្រើប្រាស់កិច្ចសន្យាឆ្ពោះប្តូរអត្រាការប្រាក់ និងកិច្ចសន្យាអត្រាការប្រាក់ ពេលអនាគត។ សកម្មភាពការពារហានិភ័យ ត្រូវបានរាយការណ៍ជាទៀងទាត់ដើម្បីរៀបចំឱ្យត្រឹមត្រូវតាមការពិនិត្យមើលអត្រាការ ប្រាក់ និងវិស័យអាប៊ីតថាយ ធានាឱ្យបាននូវយុទ្ធសាស្ត្រការពារហានិភ័យត្រូវបានអនុវត្ត មិនថាតាមរយៈការកំណត់របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល ឬការរក្សាទុកចំណាយការប្រាក់តាមរយៈវដ្តនៃអត្រាការប្រាក់ខុសៗគ្នា។

ការវិភាគទេសវិភាគ

របាយការណ៍ប្រាក់ចំណេញ ឬខាត គឺជាទេសវិភាគចំពោះការចំណាយការប្រាក់ខ្ពស់ជាង ឬ ទាបជាង ដែលជាលទ្ធផល នៃការផ្លាស់ប្តូរអត្រាការប្រាក់។ តារាងខាងក្រោមបង្ហាញពីផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធលើការផ្លាស់ប្តូរអត្រាការ ប្រាក់នៃបំណុលបន្ទាប់បន្សំ។

	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយវិធីចន្លោះ ៦ខែ បានបញ្ចប់		សម្រាប់ដំណាច់ការិយវិធីចន្លោះ ៦ខែ បានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(៣៧៩.១២៩)	(១.៥២០.៣០៧)	(៣៧៩.១២៩)	(១.៥២០.៣០៧)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	៣៧៩.១២៩	១.៥២០.៣០៧	៣៧៩.១២៩	១.៥២០.៣០៧
	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយវិធីចន្លោះ ៦ខែ បានបញ្ចប់		សម្រាប់ដំណាច់ការិយវិធីចន្លោះ ៦ខែ បានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(៥២០.៩៣២)	(២.១៤១.០៣១)	(៥២០.៩៣២)	(២.១៤១.០៣១)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	៥២០.៩៣២	២.១៤១.០៣១	៥២០.៩៣២	២.១៤១.០៣១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគវេទយិតភាព (ត)

	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់		សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(១៧៩.៦៥២)	(៧២២.៣៩៩)	(១៧៩.៦៥២)	(៧២២.៣៩៩)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	១៧៩.៦៥២	៧២២.៣៩៩	១៧៩.៦៥២	៧២២.៣៩៩

	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់		សម្រាប់ដំណាច់ការិយវិធាន ៣ខែ បានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(២៦០.៧២២)	(១.០៨៩.៥២២)	(២៦០.៧២២)	(១.០៨៩.៥២២)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	២៦០.៧២២	១.០៨៩.៥២២	២៦០.៧២២	១.០៨៩.៥២២

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ

សម្ព័ន្ធធនាគារធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងធ្វើប្រតិបត្តិការដោយប្រើរូបិយប័ណ្ណជាច្រើនប្រភេទ។ សម្ព័ន្ធធនាគារត្រូវប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នាដែរ ក្នុងនោះរូបិយប័ណ្ណសំខាន់ៗរួមមាន ប្រាក់រៀល ប្រាក់អឺរ៉ូ (“EUR”) ប្រាក់បាតថៃ ប្រាក់គីឡូឡាវ ប្រាក់យ៉េនជប៉ុន ប្រាក់ដុល្លារអូស្ត្រាលី (“AUD”) ប្រាក់ដុល្លារ វៀតណាម ប្រាក់ដុល្លារកាណាដា ប្រាក់ក្បាត មីយ៉ាន់ម៉ា និងរូបិយប័ណ្ណផ្សេងៗទៀត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត ហើយទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលបានកំណត់ជាប្រាក់រូបិយប័ណ្ណមួយ ដែលវាមិនមែនជាប្រាក់រូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ ឬ ធនាគារ។

គណៈគ្រប់គ្រង ធ្វើការវាស់វែង តាមដានយ៉ាងដិតដល់ និងគ្រប់គ្រងហានិភ័យពីការប្តូររូបិយប័ណ្ណប្រទេសជាប្រចាំថ្ងៃ និងចាត់វិធានការទាន់ពេលវេលាទៅតាមតម្រូវការចាំបាច់។ ស្ថានភាពចំណុះសុទ្ធគ្រប់គ្រាន់ ត្រូវបានរក្សាទុកបាន តាមតម្រូវការ បទប្បញ្ញត្តិ និងគោលនយោបាយហានិភ័យផ្ទៃក្នុង។

តារាងនៅទំព័រនាបន្ទាប់នេះ សង្ខេបអំពីការប្រឈមហានិភ័យចំពោះការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និង ធនាគារ។ ក្នុងតារាងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយវិភាគតាមរូបិយប័ណ្ណ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	សម្ព័ន្ធធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៥៣.២៨១.៤៨៧	៣០៨.៩៦៥.៩៣០	១៥.២២៥.៧៤៣	២.២១០.៤៤៩	២១២.២៣៧	៦.១២៥.៩៦៣	២.១០១.៥១៧	៤៨៨.១២៤.០៨៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣៨៤.៣៧៦.៥៨៧	២.២៤០.៤៤៨.៧២១	៩.៩០៥.៥៨៧	៩៧៧.២៧៣	៨៤៧.៤៥១	៥២.៥៥៦.៥៧២	១.៨៥៤.៧៦៣	២.៦៩០.៩៦៦.៩៥៤
ការវិនិយោគហិរញ្ញវត្ថុ	៦៦.៤៧២.២៩១	១៧៧.១២៤.៩៤០	-	-	-	-	-	២៤៣.៥៩៧.២៣១
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.៣៩៣.៧៣១.៥៤៥	៥.៦២៩.៤៧៨.៥៨៧	២៩.០០៣.៦៧៧	-	-	១៤៦.៦៩១.៦០៨	២៣.៥០៨.៥៧២	៧.២២២.៤១៣.៩៨៩
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	១.០៥៥.០៣៣	-	-	-	-	-	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៧០៩.២៣៨	១០.៥៧៤.៨៤៩	១.៣៥៤	-	-	១.០០៦.២៧៤	៦.៨៥៧	១៤.២៩៥.៥៧២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.០០០.៥៧១.៥០៨	៨.៣៦៧.៦៤៨.០០០	៥៤.១៣៦.៣៦១	៣.១៨៨.១២២	១.០៥៩.៦៨៨	២០៦.៣៨០.៤១៧	២៧.៤៧១.៧០៩	១០.៦៦០.៤៥៥.៨៦៥
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤២.៥៤៨.៦៤៥	៣៣៦.១៣៣.០០៦	១៥៥.៣៩៩	-	-	២៤.១៦៥.៧២៨	-	៤០៣.០០២.៧៧៨
ប្រាក់បញ្ញើរបស់អតិថិជន	១.៩១៤.៣០២.៦៦៦	៦.៤៥៦.៩៥៤.៥២១	៥៤.៤៥៤.១៥១	១.៤០៣.៥៤៧	២.៦៩៩	១៤៦.០៨១.៩៦៤	៣.៨៩៩.៧៦០	៨.៥៨១.០៩៩.៣០៨
បំណុលភតិសន្យា	៦៧៣.៤៩៣	៣៤.៩៣៩.៧៤០	២១៦.១២៦	-	-	៣២០.១៣៨	១០៩.៤៤២	៣៦.២៥៨.៩៣៩
ប្រាក់កម្ចី	២៥.៧៦៧.៨០៨	៤៤០.០៦៥.៩២៩	-	-	-	៤.៧២២.៦៥៣	៤៧៣.៥៣៦	៤៧១.០២៩.៩២៦
បំណុលបន្ទាប់បន្សំ	២៣.៤៦៦.០៧១	១៩៣.៦៦២.៧៩៧	-	-	-	-	-	២១៧.១២៨.៨៦៨
មូលបត្របំណុល	-	១០០.៣៣៨.៦៧៦	-	-	-	-	-	១០០.៣៣៨.៦៧៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	១១.៦០៧.៥៧២	៥៧.៤២២.៦៧៣	៨៣.៦៥៦	៥៧៤.៤១០	១៦៦.៧៥៧	៩០៩.៥៤៣	២៩១.១៨២	៧១.០៥៥.៧៩៣
បំណុលហិរញ្ញវត្ថុសរុប	២.០២២.៣៦៦.២៥៥	៧.៦១៩.៥១៧.៣៩២	៥៤.៩០៩.៣៣២	១.៩៧៧.៩៥៧	១៦៩.៤៥៦	១៧៦.២០០.០២៦	៤.៧៧៣.៩២០	៩.៨៧៩.៩១៤.២៨៨
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(២១.៧៩៤.៧៤៧)	៧៤៨.១៣០.៧០៨	(៧៧២.៩៧១)	១.២១០.១៦៥	៨៩០.២៣២	៣០.១៨០.៣៩១	២២.៦៩៧.៧៨៩	៧៨០.៥៤១.៥៧៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(៤៧.៣៩៦.៩៣៥)	៣.០០០.០០៤.១៧៩	(៣.០៩៩.៦១៤)	៤.៨៥២.៧៦២	៣.៥៦៩.៨៣០	១២១.០២៣.៣៦៨	៩១.០១៨.១៣៤	៣.១២៩.៩៧១.៧២៤
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	៥៣.៧៤៥.៧៩៨	៣៤១.៦៦៣.៣០៩	៤.១១៧.៨០២	-	-	២.១២១.៤៤៩	-	៤០១.៦៤៨.៧៥៨
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១៧.០០១.២៣៣	៧១.៥៨១.១៩៥	-	-	-	២៤២.៩៦៤	៨៣៧.៨៩៤	៨៩.៦៦៣.២៥៦
ការប្តូររូបិយប័ណ្ណបរទេស	-	៣៦៧.៧៧៨	-	-	-	-	-	៣៦៧.៧៧៨
កិច្ចសន្យាផ្តល់ឥណទាន	៧០.៧៤៧.០៣១	៤១៣.៦១២.២៨២	៤.១១៧.៨០២	-	-	២.៣៦៤.៤១៣	៨៣៧.៨៩៤	៤៩១.៦៧៩.៨២២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៨៣.៦៩៥.៥៩៤	១.៦៥៨.៥៨៥.២៥១	១៦.៥១២.៣៨៦	-	-	៩.៤៨២.៩០០	៣.៣៥៩.៩៥៦	១.៩៧១.៦៣២.០៨៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរអ្វីបីប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	សម្ព័ន្ធធនាគារ							
	សមមូលប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៦១.២៤២.៥៤៣	៣១៥.៦៩៥.៥០៣	២៤.១៨៤.៦៥២	១.០៤៨.០៤៨	១៣៩.៩៤៩	៥.៨៨៤.១២៨	១.៧៤៧.៣០០	៥១៣.៩៤២.១២៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣១០.៧១០.០៣៣	១.៦៤៨.១៨២.៨៣៨	១០.៨៨៧.៦៣៥	៧៨៩.៤៦៧	១.០៥៤.២១៧	៨.៨៦៦.៧៣០	១.៩០០.៧៤២	១.៩៨២.៣៩១.៦៦២
ការវិនិយោគហិរញ្ញវត្ថុ	២១៧.៣៦៧.១៦២	២៥៤.៤៣៧.៧១៦	-	-	-	-	-	៤៧១.៨០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.២៨៥.០៩៤.៤៥០	៥.៥៤៨.២៥២.១៣៤	២៧.៦៨៨.៨២៥	-	-	១៤០.៥២៦.៨០៤	២១.៦០១.៨៩១	៧.០២៣.១៦៤.១០៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.២៥០.២៤៦	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៣៣៧.៥៨៧	៩.៣១២.១៧៦	៤០០	-	-	១.៨៤០.៧៤៨	-	១១.៤៩០.៩១១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៩៧៤.៧៥១.៧៧៥	៧.៧៧៨.១៣០.៦១៣	៦៦.៧៦១.៥១២	១.៨៣៧.៥១៥	១.១៩៤.១៦៦	១៥៧.១១៨.៤១០	២៥.២៤៩.៩៣៣	១០.០០៥.០៤៣.៩២៤
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៩.០៦៥.៧៩៨	៣៣៤.៤៧២.៤៣២	២២២.៣៧៩	-	-	២២.៧៥៣.៧៤២	-	៣៩៦.៥១៤.៣៥១
ប្រាក់បញ្ញើរបស់អតិថិជន	១.៨៤៧.៥៤៤.៨៣៧	៥.៩៥០.១៣៩.៧១១	៦៤.៧៦៨.២៦៦	១.២៧១.១២៨	៣.០៥០	៩៥.៤៦៣.៣០៧	៣.៣៥១.១៣៥	៧.៩៦២.៥៤១.៤៣៤
បំណុលកតិសន្យា	១០៥.២៨៨	៣៤.៣៦៩.២២៩	១៩០.០៧០	-	-	២៥៩.៨៦៣	៩៧.២៩៨	៣៥.០២១.៧៨៨
ប្រាក់កម្ចី	៥៦.៣០១.៤៤២	៥៤៥.០២៨.៦៦៥	-	-	-	៤.៨១៩.៦៨៥	៧០៨.០៨៣	៦០៦.៤៥៧.៨៧៥
បំណុលបន្ទាប់បន្សំ	២៣.២៧០.០៨០	១៥៥.៤៩២.០២៨	-	-	-	-	-	១៧៨.៧៦២.១០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៤៦៩.១៩៦	៥១.៨៦៣.៩១១	៩២.១៣៨	៥៦.២៦៧	៣៩៨.៥៣២	១.៨១៧.៧៨៩	១៧២.៤១៥	៥៩.៨៧០.២៤៨
បំណុលហិរញ្ញវត្ថុសរុប	១.៩៧១.៧៥៦.៦៤១	៧.០៧១.៣៦៥.៩៧៦	៦៦.២៧២.៨៥៣	១.៣២៧.៣៩៥	៤០១.៥៨២	១២៥.១១៤.៣៨៦	៤.៣២៨.៩៣១	៩.២៣៩.៥៦៧.៧៦៤
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	២.៩៩៥.១៣៤	៧០៦.៧៦៤.៦៣៧	១.៤៨៨.៦៥៩	៥១០.១២០	៧៩២.៥៨៤	៣២.០០៤.០២៤	២០.៩២១.០០២	៧៦៥.៤៧៦.១៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១២.០៥៥.៤១៤	២.៤៨៤.៧២៧.៦៦៤	៥.៩៩១.៨៥២	២.០៥៣.២៣៣	៣.១៩០.១៥១	១២៨.៨១៦.១៩៧	៨៤.២០៧.០៣៣	៣.០៨១.០៤១.៥៤៤
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	៣៤.២៤៣.៤០៤	២៦៤.៧៤៥.៥១២	១.៧៤៥.៧២១	-	-	១.០៣៦.៥៣៣	-	៣០១.៧៧១.១៧០
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១០.៨១៦.២៧៦	៦៥.២២៦.៥១៣	-	-	-	១៩៩.៥០៤	៩៥.៤៦០	៧៦.៣៣៧.៧៥៣
កិច្ចសន្យាផ្តល់ឥណទាន	៤៥.០៥៩.៦៨០	៣២៩.៩៧២.០២៥	១.៧៤៥.៧២១	-	-	១.២៣៦.០៣៧	៩៥.៤៦០	៣៧៨.១០៨.៩២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៨១.៣៦៥.២១១	១.៣២៨.១៣៧.៤០១	៧.០២៦.៥២៧	-	-	៤.៩៧៥.០៤៩	៣៨៤.២២៧	១.៥២១.៨៨៨.៤១៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							សរុប
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៥៣.២៦១.២៥៥	៣០៧.៤០៤.៩៥៥	១៣.៦១៥.៤៨៨	២.២០៧.៦៧៥	២១១.៤២៤	៤១.១៨១	១.២៦៣.៤៥៧	៤៧៨.០០៥.៤៣៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣៨៤.៣៧៦.៥៨៧	២.២៣៧.៦២៨.៣៣៦	១.៦២៣.២៧២	៩៧៧.២៧៣	៨៤៧.៤៥១	៣១.១៨២	១.៨១០.៤៨២	២.៦២៧.២៩៤.៥៨៣
ការវិនិយោគហិរញ្ញវត្ថុ	៦៦.៤៧២.២៩១	១៧៧.១២៤.៩៤០	-	-	-	-	-	២៤៣.៥៩៧.២៣១
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.៣៩៣.៧៣១.៥៤៥	៥.៦៣០.៤៣៥.២៦០	២៩.០០៣.៦៧៧	-	-	-	-	៧.០៥៣.១៧០.៤៨២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	១.០៥៥.០៣៣	-	-	-	-	-	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២.៦៨៣.៣៤២	៩.៩៤៤.២៦៨	៤១៨	-	-	-	-	១២.៦២៨.០២៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	២.០០០.៥២៥.០២០	៨.៣៦៣.៥៩២.៧៩២	៤៤.២៤២.៨៥៥	៣.១៨៤.៩៤៨	១.០៥៨.៨៧៥	៧២.៣៦៣	៣.០៧៣.៩៣៩	១០.៤១៥.៧៥០.៧៩២
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤២.៥៥១.២៣៧	៣៣៦.៦៩៧.៣៧៨	១.០៣៤.០៤១	-	-	-	-	៣៨០.២៨២.៦៥៦
ប្រាក់បញ្ញើរបស់អតិថិជន	១.៩១៩.០១៦.០៥៤	៦.៤៥២.៤៤៤.៣២០	៤២.៣៤៨.៤៥៨	១.៤០៣.៥៤៧	២.៦៩៩	-	-	៨.៤១៥.២១៥.០៧៨
បំណុលកតិសន្យា	៦៧៣.៤៩២	៣៣.២០៨.៦៧១	-	-	-	-	-	៣៣.៨៨២.១៦៣
ប្រាក់កម្ចី	២៥.៧៦៧.៨០៨	៤៣៨.១៩៣.៨១២	-	-	-	-	-	៤៦៣.៩៦១.៦២០
បំណុលបន្ទាប់បន្សំ	២៣.៤៦៦.០៧១	១៩៣.៦៦២.៧៩៧	-	-	-	-	-	២១៧.១២៨.៨៦៨
មូលបត្របំណុល	-	១០០.៣៣៨.៦៧៦	-	-	-	-	-	១០០.៣៣៨.៦៧៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	១១.៥៩៥.២៩៦	៥៦.៣៣៤.៤៥៨	២៣.៦១៨	៥៧៤.៤១០	១៦៦.៧៥៧	២៤៩	២៨៤.៦៤៨	៦៨.៩៧៩.៤៣៦
បំណុលហិរញ្ញវត្ថុសរុប	២.០២៣.០៦៩.៩៥៨	៧.៦១០.៨៨០.១១២	៤៣.៤០៦.១១៧	១.៩៧៧.៩៥៧	១៦៩.៤៥៦	២៤៩	២៨៤.៦៤៨	៩.៦៧៩.៧៨៤.៤៩៧
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(២២.៥៤៤.៩៣៨)	៧៥២.៧១២.៦៨០	៨៣៦.៧៣៨	១.២០៦.៩៩១	៨៨៩.៤១៩	៧២.១១៤	២.៧៨៩.២៩១	៧៣៥.៩៦៦.២៩៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(៩០.៤០៥.២០១)	៣.០១៨.៣៧៧.៤៤៧	៣.៣៥៥.៣១៩	៤.៨៤០.០៣៤	៣.៥៦៦.៥៧០	២៨៩.១៧៧	១១.១៨៥.០៥៥	២.៩៥១.២០៨.៨០១
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	៥៣.៧៤៥.៧៩៨	៣៤១.៦៦៣.៣០៩	៤.១១៧.៨០២	-	-	-	-	៣៩៩.៥២៦.៩០៩
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១៧.០០១.២៣៣	៧១.៥៨១.១៩៥	-	-	-	-	៨៣៧.៨៩៤	៨៩.៤២០.៣២២
ការប្តូររូបិយប័ណ្ណបរទេស	-	៣៦៧.៧៧៨	-	-	-	-	-	៣៦៧.៧៧៨
កិច្ចសន្យាផ្តល់ឥណទាន	៧០.៧៤៧.០៣១	៤១៣.៦១២.២៨២	៤.១១៧.៨០២	-	-	-	៨៣៧.៨៩៤	៤៨៩.៣១៥.០០៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៨៣.៦៩៥.៥៩៤	១.៦៥៨.៥៨៥.២៥១	១៦.៥១២.៣៨៦	-	-	-	៣.៣៥៩.៩៥៥	១.៩៦២.១៥៣.១៨៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការរូបវិទ្យាប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤	ធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							សរុប
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាតថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៦១.២២៦.៥៧៦	៣១៣.៩៨៣.៤៣៧	២៦.៦៦៧.៦៦៧	១.០៤១.៣៤៤	១៣៨.៣៨២	៣៧.២៦៥	៣៦៤.៤០២	៥០៣.៤៥៩.០៧៣
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣១០.៧១០.០៣២	១.៦៤២.០៦៦.៥៣៥	១.៥៤២.៥០០	៧៨៩.៤៦៧	១.០៥៤.២១៧	៣៧.១១៣	១.៨៥៨.២៦៥	១.៩៥៨.០៥៨.១២៩
ការវិនិយោគហិរញ្ញវត្ថុ	២១៧.៣៦៧.១៦២	២៥៤.៤៣៧.៧១៦	-	-	-	-	-	៤៧១.៨០៤.៨៧៨
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.២៨៥.០៩៤.៤៥០	៥.៥៨៩.០៤២.៧៣៦	២៧.៦៨៤.៨២៥	-	-	-	-	៦.៨៦១.៨២៦.០១១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.២៥០.២៤៦	-	-	-	-	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៣៣៥.២១៤	៩.២១៣.៦៨២	៤០០	-	-	-	-	៩.៥៤៩.២៩៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៩៧៤.៧៣៣.៤៣៤	៧.៧៧០.៩៩៤.៣៥២	៥៥.៤៩៩.៣៩២	១.៨៣០.៨១១	១.១៩២.៥៩៩	៧៤.៣៧៨	២.២២២.៦៦៧	៩.៨០៦.៩៤៧.៦៣៣
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៩.០៦៩.០៨២	៣៣២.៩០៤.១១៨	៧៥៤.៤០៤	-	-	-	-	៣៧២.៧២៧.៦០៤
ប្រាក់បញ្ញើរបស់អតិថិជន	១.៨៤៤.២៦៨.១០០	៥.៩៤៣.៩៩៨.៦៣៨	៥១.៧៥៧.៤៧៣	១.២៧១.១២៨	៣.០៥០	-	-	៧.៨៤៥.២៩៨.៣៨៩
បំណុលកតិសន្យា	១០៥.២៨៨	៣២.៦៧៨.២៦៤	-	-	-	-	-	៣២.៧៨៣.៥៥២
ប្រាក់កម្ចី	៥៦.៣០១.៤៤១	៥៤២.២២០.៥៧៤	-	-	-	-	-	៥៩៨.៥២២.០១៥
បំណុលបន្ទាប់បន្សំ	២៣.២៧០.០៨០	១៥៥.៤៩២.០២៨	-	-	-	-	-	១៧៨.៧៦២.១០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៤៦៥.៣០៧	៥១.៧០៧.៧៥៩	៣៦.៧៥២	៥៦.២៦៧	៣៩៨.៥៣២	១.៤៩៩	១៦១.៣១៧	៥៧.៨២៧.៤៣៣
បំណុលហិរញ្ញវត្ថុសរុប	១.៩៧៤.៤៧៩.២៩៨	៧.០៥៩.០០១.៣៨១	៥២.៥៤៨.៦២៩	១.៣២៧.៣៩៥	៤០១.៥៨២	១.៤៩៩	១៦១.៣១៧	៩.០៨៥.៩២២.១០១
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	២.២៥៤.១៣៦	៧១១.៩៩២.៩៧១	៣.៣៥០.៧៦៣	៥០៣.៤១៦	៧៩១.០១៧	៧២.៨៧៩	២.០៦១.៣៥០	៧២១.០២៥.៥៣២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩.០៧២.៨៩៧	២.៨៦៥.៧៧១.៧០៨	១៣.៤៨៦.៨២១	២.០២៦.២៤៩	៣.១៨៣.៨៤៣	២៩៣.៣៣៨	៤.២៩៦.៩៣៤	២.៩០២.១៣១.៧៩០
ចំណែកនៃឥណទានវិបារម្ភបំណុលប្រើប្រាស់	៣៤.២៤៣.៤០៤	២៦៤.៧៤៥.៥១២	១.៧៤៥.៧២១	-	-	-	-	៣០០.៧៣៨.៦៣៧
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១០.៨១៦.២៧៦	៦៥.២២៦.៥១៣	-	-	-	-	៩៥.៤៦០	៧៦.១៣៨.២៤៩
កិច្ចសន្យាផ្តល់ឥណទាន	៤៥.០៥៩.៦៨០	៣២៩.៩៧២.០២៥	១.៧៤៥.៧២១	-	-	-	៩៥.៤៦០	៣៧៦.៨៧៦.៨៨៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៤១.៣៦៥.២១១	១.៣២៨.១៣៧.៤០១	៧.០២៦.៥២៧	-	-	-	៣៤៤.២២៧	១.៥១៦.៩១៣.៣៦៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគវេទយិតភាព

សម្ព័ន្ធធនាគារ និងធនាគារទទួលយកការប្រឈមហានិភ័យចំពោះការប្រែប្រួលនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ពួកគេ។ តារាងខាងក្រោមបង្ហាញពីរចនាសម្ព័ន្ធចម្បងនៃការប្រឈមទៅនឹងការប្តូរប្រាក់បរទេសរបស់សម្ព័ន្ធធនាគារ និងធនាគារ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម/ (បំណុល)								
ប្រាក់រៀល (KHR)	(២១.៧៩៤.៧៤៧)	២.៩៩៥.១៣៤	(៨៧.៣៩៦.៩៣៥)	១២.០៥៥.៤១៤	(២២.៥៤៤.៩៣៤)	២.២៥៤.១៣៦	(៩០.៤០៥.២០១)	៩.០៧២.៨៩៧
ប្រាក់បាតថៃ (THB)	(៧៧២.៩៧១)	១.៤៨៤.៦៥៩	(៣.០៩៩.៦១៤)	៥.៩៩១.៤៥២	៨៣៦.៧៣៨	៣.៣៥០.៧៦៣	៣.៣៥៥.៣១៩	១៣.៤៨៦.៨២១
ប្រាក់អឺរ៉ូ (EUR)	១.២១០.១៦៥	៥១០.១២០	៤.៨៥២.៧៦២	២.០៥៣.២៣៣	១.២០៦.៩៩១	៥០៣.៤១៦	៤.៨៤០.០៣៤	២.០២៦.២៤៩
ប្រាក់ដុល្លារអូស្ត្រាលី (AUD)	៨៩០.២៣២	៧៩២.៥៨៤	៣.៥៦៩.៨៣០	៣.១៩០.១៥១	៨៨៩.៤១៩	៧៩១.០១៧	៣.៥៦៦.៥៧០	៣.១៨៣.៨៤៣
ប្រាក់គីបឡាវ (LAK)	៣០.១៨០.៣៩១	៣២.០០៤.០២៤	១២១.០២៣.៣៦៨	១២៤.៨១៦.១៩៧	៧២.១១៤	៧២.៨៧៩	២៨៩.១៧៧	២៩៣.៣៣៨
រូបិយប័ណ្ណផ្សេងៗ	២២.៦៩៧.៧៨៩	២០.៩២១.០០២	៩១.០១៤.១៣៤	៨៤.២០៧.០៣៣	២.៧៨៩.២៩១	២.០៦១.៣៥០	១១.១៨៥.០៥៥	៨.២៩៦.៩៣៤
	៣២.៤១០.៨៥៩	៥៨.៧១១.៥២៣	១២៩.៩៦៧.៥៤៥	២៣៦.៣១៣.៨៨០	(១៦.៧៥០.៣៤៥)	៩.០៣៣.៥៦១	(៦៧.១៦៩.០៤៦)	៣៦.៣៦០.០៨២

ដូចដែលបានបង្ហាញក្នុងតារាងខាងលើ សម្ព័ន្ធធនាគារ និងធនាគារត្រូវបានប៉ះពាល់ជាចម្បងចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ជា ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក/ប្រាក់បាតថៃ ប្រាក់ដុល្លារអាមេរិក/ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអាមេរិក/ប្រាក់ដុល្លារអូស្ត្រាលី និង ប្រាក់ដុល្លារអាមេរិក/ប្រាក់គីបឡាវ ។ វេទយិតភាពនៃប្រាក់ចំណេញ ឬខាត ចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ កើតឡើងជាចម្បងពីឧបករណ៍ហិរញ្ញវត្ថុដែលបានកំណត់ដោយ ប្រាក់រៀល ប្រាក់បាត ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអូស្ត្រាលី និងប្រាក់គីបឡាវ។

ការវិភាគខាងក្រោមគឺផ្អែកលើការសន្មត់ថាអត្រាប្តូរប្រាក់បានកើនឡើង ឬថយចុះ ដែលត្រូវបានកំណត់ដោយផ្អែកលើការផ្លាស់ប្តូរជាមធ្យមរយៈពេល ៣ឆ្នាំនៃអត្រាប្តូរប្រាក់ចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគវេទយិតភាព (ត)

ការវិភាគនៃការប្រឈមដើម្បីវាយតម្លៃផលប៉ះពាល់នៃការផ្លាស់ប្តូរភាគរយនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសទៅនឹងប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធដែមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
កើនឡើង/ (ថយចុះ)								
ប្រាក់រៀល (KHR) - កើនឡើង ១%	១៧២.៦៣២	(២៣.៧២៤)	៦៩២.២៥៤	(៩៥.៤៨៩)	១៧៤.៥៧៤	(១៧.៨៥៥)	៧១៦.០៨២	(៧១.៨៦៦)
ប្រាក់បាតថៃ (THB) - កើនឡើង ២%	១២.១២៥	(១១.៧៩១)	៤៨.៦២១	(៤៧.៤៥៩)	(១៣.១២៥)	(២៦.៥៤១)	(៥២.៦៣១)	(១០៦.៨២៤)
ប្រាក់អឺរ៉ូ (EUR) - កើនឡើង ៤%	(៣៧.២៣៦)	(១១.៨៨៦)	(១៤៩.៣១៦)	(៤៧.៨៤១)	(៣៧.១៣៤)	(១១.៧៣០)	(១៤៨.៩២៣)	(៤៧.២១៣)
ប្រាក់ដុល្លារអូស្ត្រាលី (AUD) - កើនឡើង ២%	(១៣.៩៦៤)	(៣៥.៨៩១)	(៥៥.៩៩៦)	(១៤៤.៤៦១)	(១៣.៩៥២)	(៣៥.៨២០)	(៥៥.៩៨៤)	(១៤៤.១៧៦)
ប្រាក់គីបឡាវ (LAK) - កើនឡើង ១៤%	(២.៩៦៥.០៩១)	(២.៣២៧.៥៦៥)	(១១.៨៩០.០១៥)	(៩.៣៦៨.៤៤៩)	(៧.០៨៥)	(៥.៣០០)	(២៨.៤១១)	(២១.៣៣៣)
រូបិយប័ណ្ណផ្សេងៗ - កើនឡើង ១%	(១៧៩.៧៤៤)	(៤៨៧.៤៨០)	(៧២០.៩៣៤)	(១.៩៦២.១០៧)	(២២.០៩៣)	(៤៨.០៣១)	(៨៨.៥៩៣)	(១៩៣.៣២៥)
	(៣.០១១.៣១៤)	(២.៨៩៨.៣៣៧)	(១២.០៧៥.៣៨៦)	(១១.៦៦៥.៨០៦)	៨៥.១៨១	(១៤៥.២៧៧)	៣៤១.៥៧៦	(៥៨៤.៧៤១)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគវេទយិតភាព (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែមិថុនា	ថ្ងៃទី៣១ ខែធ្នូ
	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៥	ឆ្នាំ២០២៤
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កើនឡើង/ (ថយចុះ)								
ប្រាក់រៀល (KHR) - ថយចុះ ១%	(១៧៦.១១៩)	២៤.២០៣	(៧០៦.២៣៧)	៩៧.៤១៧	(១៨២.១៨១)	១៤.២១៥	(៧៣០.៥៤៦)	៧៣.៣១៥
ប្រាក់បាតថៃ (THB) - ថយចុះ ២%	(១២.៦២០)	១២.០៣០	(៥០.៦០៦)	៤៤.៤២១	១៣.៦៦១	២៧.០៧៧	៥៤.៧៨១	១០៤.៩៤៥
ប្រាក់អឺរ៉ូ (EUR) - ថយចុះ ៤%	៤០.៣៣៩	១២.៦២២	១៦១.៧៥៩	៥០.៤០៤	៤០.២៣៣	១២.៤៥៦	១៦១.៣៣៤	៥០.១៣៥
ប្រាក់ដុល្លារអូស្ត្រាលី (AUD) - ថយចុះ ២%	១៤.៥៣៤	៤០.៤៧២	៥៤.២៨១	១៦២.៩០០	១៤.៥២១	៤០.៣៩២	៥៤.២២៩	១៦២.៥៧៤
ប្រាក់គីបឡាវ (LAK) - ថយចុះ ១៤%	៣.៩៣០.៤៧០	២.៤៤៤.៤០២	១៥.៧១១.១៤៥	១១.៤៥០.៣២៤	៩.៣៩២	៦.៤៧៤	៣៧.៦៦២	២៦.០៧៤
រូបិយប័ណ្ណផ្សេងៗ - ថយចុះ ១%	១៨៣.៤១៦	៥១៧.៦៣៣	៧៣៥.៤៩៤	២.០៨៣.៤៧៣	២២.៥៤០	៥១.០០២	៩០.៣៤៥	២០៥.២៨៣
	៣.៩៤០.០២០	៣.៤៥១.៧៦២	១៥.៩៥៩.៤៤០	១៣.៤៩៣.៣៤៣	(៤១.៨៣៤)	១៥៥.៦២០	(៣២៤.១៥៥)	៦២៦.៣៧០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ឬមិនអាចទូទាត់ ឬកាត់កងក្នុងបរិបទសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានភាពទីផ្សារជាក់លាក់ណាមួយ។ ជាទូទៅហានិភ័យសន្ទនីយភាពនេះ អាចធ្វើឱ្យធនាគាររងការខាតបង់ដែលអាចបណ្តាលមកពីស្ថានភាពដែល ១) សម្ព័ន្ធធនាគារ និងធនាគារមិនមានសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ម្ចាស់ប្រាក់បញ្ញើ ម្ចាស់បំណុល និងការទូទាត់បំណុលយថាហេតុ ២) ការលក់ទ្រព្យសកម្មសន្ទនីយភាពទាបជាងតម្លៃទីផ្សារ និង ៣) ទ្រព្យសកម្មសន្ទនីយភាពមិនអាចប្តូរជាសាច់ប្រាក់នឹងមិនអាចលក់បាននៅពេលវេលាណាមួយ ដោយសារគ្មានអ្នកទិញ។

គោលបំណងក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីធានាឱ្យបានថា សម្ព័ន្ធធនាគារ និងធនាគារ អាចបំពេញកាតព្វកិច្ចលើតម្រូវការសាច់ប្រាក់របស់ខ្លួនទាន់ពេលវេលា និងគ្រប់គ្រងបែបបទចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ មកទល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាព របស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានបង្កើតឡើងដើម្បីធានាក្បាច់ការងារល្អនៃទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ និងពិធីកម្មនៃទ្រព្យសកម្មសន្ទនីយភាព និងប្រភពទុន ទោះស្ថិតក្រោមលក្ខខណ្ឌអាជីវកម្មធម្មតា និងស្ថានភាពលំបាកក៏ដោយ។ ដោយសារសក្តានុពលនៃប្រព័ន្ធចែកចាយ និងការផ្តោតសំខាន់លើយុទ្ធសាស្ត្រទីផ្សារ សម្ព័ន្ធធនាគារ និងធនាគារអាចរក្សាបាននូវពិធីកម្មនៃប្រាក់បញ្ញើស្នូល មានដូចជាប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមតម្រូវការ និងប្រាក់បញ្ញើមានកាលកំណត់។ ទាំងអស់នេះបាន ផ្តល់ដល់សម្ព័ន្ធធនាគារ និងធនាគារនូវស្ថេរភាពយ៉ាងរឹងមាំនៃមូលនិធិស្នូល។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ការទទួលខុសត្រូវលើការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានផ្ទេរសិទ្ធិទៅ ALCO ដែលត្រូវរាយការណ៍ជូនទៅគណៈកម្មាធិការប្រតិបត្តិជារៀងរាល់ខែ។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវមូលនិធិគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទូទាត់ និងការបង់សងរបស់ខ្លួនក្នុងថ្ងៃឱ្យទាន់ពេលវេលា។

គោលនយោបាយហានិភ័យសន្ទនីយភាព៖

- គ្រប់ពេលអ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានតម្រូវការប្រើប្រាស់មូលនិធិ និងអាចបំពេញតម្រូវការបានទាន់ពេលទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ការិយាល័យរតនាភិបាល ត្រូវធ្វើស្រួចស្រួលលើស្ថានភាពហានិភ័យសន្ទនីយភាពរបស់ខ្លួនប្រចាំថ្ងៃ។
- អ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល បានបង្កើតក្របខណ្ឌក្នុងការត្រួតពិនិត្យហានិភ័យ និងនីតិវិធីដើម្បីធានាឱ្យបានគ្រប់ពេលនូវសន្ទនីយភាពគ្រប់គ្រាន់ ក្នុងនោះរួមបញ្ចូលការកាន់កាប់ទ្រព្យសកម្មដែលមិនជាប់កាតព្វកិច្ចដើម្បីរក្សាជំហរនៅពេលដែលមានព្រឹត្តិការណ៍តានតឹង រួមមានការបាត់បង់ប្រភពសាច់ប្រាក់ដូចជា ប្រាក់បញ្ញើ ប្រាក់កម្ចី និងការបង្កើនដើមទុន និងដែលហានិភ័យសន្ទនីយភាពត្រូវបានចាត់ចែងស្របតាមតម្រូវការដែលមានចែងក្នុងគោលនយោបាយរបស់ក្រុមប្រឹក្សាភិបាល។
- ការធ្វើស្រួចស្រួល ត្រូវបានអនុវត្តយ៉ាងទូទាត់ដើម្បីធ្វើការវាយតម្លៃពីសេណារីយ៉ូផ្សេងៗ ដែលរួមមាន រយៈពេលខ្លី មធ្យម វែង ភាពតានតឹងរបស់ស្ថាប័នជាក់លាក់ និងទីផ្សារទាំងមូល ដែលអាចនាំឱ្យសម្ព័ន្ធធនាគារ និងធនាគារ មានហានិភ័យសន្ទនីយភាព។
- ការិយាល័យរតនាភិបាលត្រូវធ្វើការកំណត់ ត្រួតពិនិត្យតាមដាន គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទាក់ទងសន្ទនីយភាព ជាប្រចាំថ្ងៃដែលមានការត្រួតពិនិត្យរយៈពេលខ្លី មធ្យម និងវែងឆ្នងដែល ដែលជារយៈពេលសំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាព។ ការិយាល័យរតនាភិបាលត្រូវបង្កើត និងអនុវត្តស្រួចស្រួលទៅលើលំហូរសាច់ប្រាក់ដែលបានព្យាករណ៍។ ហើយទិន្នន័យដែលទទួលបានត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ជាព័ត៌មានពីផែនការយថាភាពមូលនិធិរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

គោលនយោបាយហានិភ័យសន្ទនីយភាព៖(ត)

- សម្ព័ន្ធធនាគារ និងធនាគាររួមបញ្ចូលថ្លៃដើមសន្ទនីយភាព អត្ថប្រយោជន៍ និងហានិភ័យក្នុងការកំណត់ថ្លៃផ្ទៃក្នុងការរស់ស្ទង់លទ្ធផល និងដំណើរការអនុម័តផលិតផល ឬសេវាកម្មថ្មីៗ សម្រាប់សកម្មភាពអាជីវកម្មសំខាន់ៗទាំងអស់ (ទាំងនៅក្នុង និងក្រៅតារាងតុល្យការ) ដើម្បីឱ្យស្របគ្នាជាមួយនឹងអត្ថប្រយោជន៍ពីហានិភ័យដែលអាចទទួលយកបានពីផ្នែកអាជីវកម្មនីមួយៗនិងហានិភ័យសន្ទនីយភាពដែលប៉ះពាល់ដល់សកម្មភាពអាជីវកម្ម។

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖

- តាមដានជាប្រចាំនូវកម្រិតកំណត់ដោយបទប្បញ្ញត្តិ ស្តីពីអនុបាតក្របខណ្ឌសន្ទនីយភាព (“LCR “)។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារនឹងមាន កម្រិតកំណត់ផ្ទៃក្នុងមួយ ដែលមានកម្រិតខ្ពស់ជាងកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដើម្បីឱ្យមានកម្រិតសុវត្ថិភាព និងដើម្បីធានា ការអនុវត្តទៅនឹងកម្រិតកំណត់ជាបទប្បញ្ញត្តិយ៉ាងពេញលេញ។
- រីសកលើវែន(Risk Tolerance)/កម្រិតកំណត់ផ្ទៃក្នុងត្រូវតែពិនិត្យឡើងវិញ យ៉ាងហោចណាស់ មួយឆ្នាំម្តង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុនិងសមត្ថភាពក្នុងស្វែងរកប្រភពទុន។
- នាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធ គួរតែវាយតម្លៃឱ្យបានទៀងទាត់ និងត្រួតពិនិត្យតាមដានហានិភ័យមិនអនុលោមទៅតាមកម្រិតកំណត់។ រាល់ការបំពានណាមួយនៃកម្រិតកំណត់ផ្ទៃក្នុងគួរតែត្រូវរាយការណ៍ទៅកាន់ ALCO ដើម្បីចាត់វិធានការការពារ និងត្រូវធ្វើការរាយការណ៍ទៅប្រធាននាយកប្រតិបត្តិដើម្បីធ្វើការអនុម័ត។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារ នឹងមានផែនការយថាភាព ដើម្បីអនុវត្តនៅពេលដែលវាត្រូវបានយល់ឃើញដោយថ្នាក់គ្រប់គ្រងពីកម្រិតសុវត្ថិភាពមិនមានភាពគ្រប់គ្រាន់ និងមានហានិភ័យដែលបណ្តាលមកពីកម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាព អាចនឹងត្រូវបានបំពាន។ ផែនការយថាភាពបែបនេះ គួរតែត្រូវមានគ្រប់គ្រាន់ ដើម្បីធានាថា កម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាពនឹងមិនត្រូវបានបំពាន។
- ក្នុងករណីសម្ព័ន្ធធនាគារ និងធនាគារជួបប្រទះនឹងកង្វះសាច់ប្រាក់ងាយស្រួលធ្ងន់ធ្ងរ ធនាគារត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាជាបន្ទាន់ និងបង្ហាញនូវសកម្មភាពដែលនឹងត្រូវអនុវត្តដើម្បីដោះស្រាយស្ថានភាពនេះ។

ធនាគារ បានបង្កើតនូវក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រកបដោយភាពរឹងមាំ និងទូលំទូលាយដោយអនុលោមតាមប្រកាសលេខ ធ៧-០១៧-៣០១ ប្រ.ក របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែល រួមមាន រីសអាប៉ែត (Risk Appetite) រីសកលើវែន (Risk Tolerance) គោលនយោបាយសូចនាករផ្តល់សញ្ញាជាមុន (early warning indicators) និងយន្តការត្រួតពិនិត្យ ដែលត្រូវបានពិនិត្យ និងអនុម័តដោយ BRIC និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ ធាតុផ្សំសំខាន់ៗនៃក្របខណ្ឌនេះ គឺដើម្បីធានាថា ធនាគារ រក្សានូវសន្ទនីយភាពគ្រប់គ្រាន់គ្រប់ពេលវេលា រួមទាំងការកាន់កាប់ទ្រព្យសកម្មមិនជាប់កាតព្វកិច្ច ដើម្បីរក្សាជំហរ ទប់ទល់នឹងព្រឹត្តិការណ៍ស្រ្តែស រួមទាំងការបាត់បង់ប្រភពមូលនិធិទាំងក្នុងស្រុក (ដូចជាប្រាក់បញ្ញើ) ឬខាងក្រៅ (ដូចជាប្រាក់កម្ចី ឬការបង្កើនមូលធនបន្ថែម) និងបញ្ហាផ្សេងទៀត។ ធនាគារធានាថាសកម្មភាពអាជីវកម្មត្រូវបានផ្តល់មូលនិធិ ជាចម្បង ជាមួយ ប្រភពទុនដែលមានស្ថេរភាព លើមូលដ្ឋានបន្តនិរន្តរភាព។

អ្នកគ្រប់គ្រង បានរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជាជំនួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រចាំថ្ងៃរបស់ខ្លួន ក្នុងការ កំណត់សញ្ញានៃការកើនឡើងហានិភ័យ ឬការរាយការណ៍នៃស្ថានភាពហានិភ័យ សន្ទនីយភាព ឬតម្រូវការប្រភពទុនជាចាំបាច់របស់គ្រឹះស្ថាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖ (ត)

ផែនការការផ្តល់ប្រភពទុនជាយថាភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ផ្តល់ជាសញ្ញានិងផ្តល់លទ្ធភាពដល់អ្នកគ្រប់គ្រង ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងពេលដែលមានវិបត្តិសន្ទនីយភាព និងស្ថិតក្រោមលក្ខខណ្ឌទីផ្សារ អសកម្ម។ គោលបំណងនៃផែនការផ្តល់ប្រភពទុនយថាភាព គឺដើម្បីធានាថា សម្ព័ន្ធធនាគារ និងធនាគារ មានក្របខណ្ឌមួយដើម្បី ចាត់ចែងសន្ទនីយភាពឱ្យមានភាពគ្រប់គ្រាន់ និងមានភាពរឹងមាំ ទោះស្ថិតក្នុងពេលមានវិបត្តិសន្ទនីយភាពដោយផ្អែកទៅលើលទ្ធផល នៃការសាកល្បងស្ថានភាពលំបាកនៃសន្ទនីយភាព។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាពសន្ទនីយភាពអនុលោមតាមច្បាប់ស្តីពីអនុ បាតក្របខណ្ឌសន្ទនីយភាព។

គោលបំណងនៃអនុបាតក្របខណ្ឌសន្ទនីយភាពផ្តោតលើ ការបង្កើនភាពធន់រយៈពេលខ្លី (Short-Term Resilience) ចំពោះ ហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថាននីមួយៗ ដោយធានាថាគ្រឹះស្ថានទាំងនោះមានបរិមាណទ្រព្យសកម្មសន្ទនីយភាពគ្រប់គ្រាន់មិនជាប់ កាតព្វកិច្ច ដែលអាចបំប្លែងជាសាច់ប្រាក់ដោយមិនខាតបង់ ឬខាតបង់តិចតួចពីតម្លៃនៅលើទីផ្សារដើម្បីបំពេញតម្រូវការសន្ទនីយភាព របស់ខ្លួន ក្នុងស្រ្តូសសេណារីយ៉ូ (Stress Scenario) សម្រាប់រយៈពេល ៣០ថ្ងៃ និងធានាថាត្រូវបានវិធានការកែតម្រូវបន្ទាន់ ដោយ អ្នកគ្រប់គ្រង នៅពេលដែលអនុបាតក្របខណ្ឌសន្ទនីយភាពនេះ ធ្លាក់ចុះក្នុងចំណុចកំណត់ អប្បបរមា។

សម្ព័ន្ធធនាគារ និងធនាគារក៏ប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា៖ អនុបាតសន្ទនីយភាព ការវិភាគគម្លាតសន្ទនីយភាព កម្រិតសុវត្ថិភាព (Safety Margin) និងការព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ ដើម្បីធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាព សន្ទនីយភាពរបស់ខ្លួន។ ជាងនេះទៅទៀតសម្ព័ន្ធធនាគារ និងធនាគារក៏ធ្វើដំណើរការអនុវត្តសាកល្បងស្ថានភាពលំបាកនៃសន្ទនីយ ភាពជារៀងរាល់ថ្ងៃ និងប្រចាំខែ ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណ និងបរិមាណនៃផលប៉ះពាល់ទៅនឹងភាពលំបាកនៃ សន្ទនីយភាពដែលអាចកើតមាននាពេលអនាគត ហើយការវិភាគលើផលប៉ះពាល់ដែលអាចកើតមានទៅលើលំហូរសាច់ប្រាក់ ស្ថានភាពសន្ទនីយភាព ប្រាក់ចំណេញ និងសាធារណៈ។

(ខ) ដំណើរការកម្រិតទុន

ប្រភពសន្ទនីយភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ បានមកពីដើមទុនបានបង់របស់ភាគហ៊ុនិក ប្រាក់កម្ចី បំណុល បន្ទាប់បន្សំ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ អ្នកគ្រប់គ្រងត្រួតពិនិត្យប្រភពសន្ទនីយ ភាពប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើឥណ្ឌូប្រតិទាននៃប្រាក់បញ្ញើមានកាលកំណត់ និងអតិថិជនប្រាក់បញ្ញើមាន សក្តានុពល។ ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និង មូលបត្របំណុលរបស់សម្ព័ន្ធធនាគារ និងធនាគារ ក៏ត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃពីអ្នក គ្រប់គ្រងផងដែរទៅលើ ការប្រាក់ ការសងត្រឡប់ទៅវិញនូវប្រាក់ដើម និងឥណ្ឌូប្រតិទាន។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្នុងទំព័របន្ទាប់ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ក្រោមបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុមិននិស្សន្ទ (non- derivative financial liabilities and assets) ប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាពដោយរួមបញ្ចូលគ្នាដោយផ្អែកតាម ឥណ្ឌូប្រតិទានលើកិច្ចសន្យាដែលនៅសល់ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺ ជាលំហូរសាច់ប្រាក់កិច្ចសន្យា ដែលបានមិនធ្វើអប្បបរមាឡើយ ហើយសម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់ជាប់កិច្ចសន្យាដែលមិនបានធ្វើអប្បបរមាទាំងនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

	សម្ព័ន្ធធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ៦ខែ ដុល្លារអាមេរិក	៦ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៤៤.៦០៩.៣៦១	២៨.០៥២.៦៣២	៥០.៧៥៩.៣៣៩	៦៨.៦០៦.៣០០	៥៦.៤៧៩.១៥០	១០២.៩៨២.០០០	៤៥៥.៤៨៨.៧៨២
ប្រាក់បញ្ញើរបស់អតិថិជន	៤.៩៩២.៩០៦.២៤៨	៤៥៤.០៩៣.៩៦៣	៨៧៤.៤៨១.៨៧៥	១.៥៧១.២៤៦.១៩៤	៨២៦.៥៨២.៥៣១	៥៥.៧៩៥.១៤៩	៨.៧៧៥.១០៥.៩៦០
បំណុលកាតិសន្យា	១.២៥២.៥២១	១.៩៨៣.៨៩០	៣.៨៥២.៣១០	៦.១១២.៣៩៥	២៣.៤៤០.២៧៩	៥.៩២៣.៩០៦	៤២.៥៦៥.៣០១
ប្រាក់កម្ចី *	២៦.៦៥៨.៣៣៦	៥៤.៣៨៤.២៨៧	៥៤.៣៣២.១៥៣	២៩៧.៧៤៥.៧៤៧	៧៨.៧៥២.៥១៥	៨០.៩៤១	៥១៥.៩៥៣.៩៧៩
បំណុលបន្ទាប់បន្សំ *	៥.៣៣៩.៣៤៤	១.២៣៩.៤៣៤	១៤.៤៨៩.៨៦១	៧៦.០៥៣.៩៨៩	១៤៣.៧៧៩.១១៣	៥៦.៣៨៤.១៧៦	២៩៧.២៨៥.៩១៧
មូលហូតបំណុល	១.៨៦១.៩៧៩	៣០៩.៣៧២	២.១៨៩.៧២២	៤.៣៤១.៣៩៤	៨៧.៧២២.៥៣៩	៤៣.៩០៥.៥៤៥	១៤០.៣៨០.៥៥១
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥៥.០៧៥.៣៩៤	៥៧.៥៨៦	២០.៥០៣	១៥.៩០២.៣១០	-	-	៧១.០៥៥.៧៩៣
បំណុលហិរញ្ញវត្ថុសរុប (ឥណប្រតិទានក្នុងកិច្ចសន្យា)	៥.២៣១.៧០៣.១៨៣	៥៤០.១២១.១៦៤	១.០០៤.១២៥.៧៦៣	២.០៤០.០០៨.៣២៩	១.២១៦.៨០៦.១២៧	២៦៥.០៧១.៧១៧	១០.២៩៧.៨៣៦.២៨៣
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>២០.៩៧៩.១២៩.៧៦៤</i>	<i>២.១៦៥.៨៨៥.៨៦៨</i>	<i>៤.០២៦.៥៤៤.៣១០</i>	<i>៨.១៨០.៤៣៣.៣៩៩</i>	<i>៤.៨៧៩.៣៩២.៥៦៩</i>	<i>១.០៦២.៩៣៧.៥៨៥</i>	<i>៤១.២៩៤.៣២៣.៤៩៥</i>
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណប្រតិទានក្នុងកិច្ចសន្យា)	៣.៥០២.២៣៤.៨៦៥	៤៣៤.២៧១.១៤៤	៥៥២.៧៤២.៥០៧	១.០១១.០៨៧.៦១៧	៥.១៩៨.៤៧៤.៥៧៥	២.០៣៦.៧០៧.៤៥៦	១២.៧៣៦.១១៤.១៦៤
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១៤.០៤៦.៣៦៧.៤១១</i>	<i>១.៧៤១.៤២៧.២៨៧</i>	<i>២.២១៦.៤៩៧.៤៥៣</i>	<i>៤.០៥៤.៤៦១.៣៤៤</i>	<i>២០.៨៤៥.៨៨៣.០៤៦</i>	<i>៨.១៦៧.១៩៦.៨៩៩</i>	<i>៥១.០៧១.៨៣៣.៨៤០</i>
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦៦.២១៨.០៣៤	៤៨.៩២៤.៥៧០	២៥.២៥៥.២១១	៤៨.៩១៥.១៩៦	៥៥.៧៨៤.៤៧០	១០៥.៧២៥.១៧៦	៤៥០.៨២២.៦៥៧
ប្រាក់បញ្ញើរបស់អតិថិជន	៤.៦១០.១០៣.៣០១	៦៩០.៤៦៧.៩៩១	៦៧៨.១៩៨.៥៤២	១.២៣៧.៣៦៩.៨២២	៨៨៧.៤២៧.៤៤០	៦៤.២៨៩.៩៩៧	៨.១៦៧.៨៥៧.០៩៣
បំណុលកាតិសន្យា	១.២៥២.៣១១	១.៩៣៨.៨៦៨	៣.១៨៩.២៧៤	៦.៥៧៨.១០០	២៣.០៦១.២៩៦	៥.១២៥.២០៨	៤១.១៤៥.០៥៧
ប្រាក់កម្ចី *	៧.២០៣.៩៧៤	៦១.៦៩៧.៤៥២	៩៥.៥៤៩.២៨៧	៣៩០.៨៦២.៨៦៣	១៣៦.៥៥២.៤៣៥	៤៦៦.៣៣៥	៦៩២.៣៣២.៣៤៦
បំណុលបន្ទាប់បន្សំ *	-	២០៧.៧០៩	១៩.៦៨៥.៤៥៨	៦៨.៨៧៦.៥៥៨	១០២.២៣៣.៤៥៥	៥៩.៧០៣.៤៤៤	២៥០.៧០៧.០២៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥៩.៦៤៨.៩៦៤	១៨៣.២៨៤	៣៨.០០០	-	-	-	៥៩.៨៧០.២៤៨
បំណុលហិរញ្ញវត្ថុសរុប (ឥណប្រតិទានក្នុងកិច្ចសន្យា)	៤.៨៤៤.៤២៦.៥៨៤	៨០៣.៤១៩.៨៧៤	៨២១.៩១៦.១៧២	១.៧៥២.៦០២.៥៣៩	១.២០៥.០៥៩.០៩៦	២៣៥.៣១០.១៦០	៩.៦៦២.៧៣៤.៤២៥
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១៩.៤៩៨.៨១៧.០០១</i>	<i>៣.២៣៣.៧៦៤.៩៩៣</i>	<i>៣.៣០៨.២១២.៥៥២</i>	<i>៧.០៥៤.២២៥.២១៩</i>	<i>៤.៨៥០.៣៦២.៨៦១</i>	<i>៩៤៧.១២៣.៣៩៤</i>	<i>៣៨.៨៩២.៥០៦.០៦០</i>
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណប្រតិទានក្នុងកិច្ចសន្យា)							
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>៣.២០៤.៦៤៨.៨៦៣</i>	<i>៤៣៩.០២១.៥៧៥</i>	<i>៥១៧.៤៨៦.០៦០</i>	<i>៩៧២.៥៥៣.៣៩៥</i>	<i>៥.០០០.១៣០.៧៦១</i>	<i>១.៩៥៩.៦៩៤.៨១៥</i>	<i>១២.០៨៣.៥៣៥.៤៦៩</i>
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១២.៨៩៨.៧១១.៦៧៦</i>	<i>១.៧៦៧.០៦១.៨៣៩</i>	<i>២.០៨២.៨៨១.៣៩២</i>	<i>៣.៩១៤.៥២៧.៤១៥</i>	<i>២០.១២៥.៥២៦.៣១៣</i>	<i>៧.៨៨៧.៧៧១.៦៣០</i>	<i>៤៨.៦៧៦.៤៨០.២៦៥</i>

* សមតុល្យរួមបញ្ចូលនូវអត្រាការប្រាក់អថេរ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អថេរ ដែលបានកំណត់នាការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

	ធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ៦ខែ ដុល្លារអាមេរិក	៦ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៤៨.៦៩៧.៥៣៣	២២.៨៣២.៤៩៦	៤១.៥៧៩.០១៤	៥៩.០៦៩.៧៨១	៥៦.៣៧៩.២៣៦	១០២.៩៨២.០០០	៤៣១.៥៤០.០៦០
ប្រាក់បញ្ញើរបស់អតិថិជន	៤.៩៣៨.១៤១.០៧៥	៤៤១.៣៩៤.៦៣៤	៨៥៦.០៨០.៣៦៨	១.៥១១.៤៧៣.២១៣	៧៩៦.៨៦២.២១៥	៥២.១៨៦.២៦៦	៨.៥៩៦.១៣៧.៧៧១
បំណុលគតិសន្យា	១.២៤៣.៨៣៥	១.៩០៥.២១១	៣.៦៧០.៥១៦	៥.៨៣១.៧៣៧	២២.២៣៤.០៩៣	៣.១០៤.៥៦៦	៣៧.៩៨៩.៩៥៨
ប្រាក់កម្ចី *	២៣.៩១៧.៦៦២	៥៤.០១៩.៦៩៥	៥៧.៣១៤.៣៥៨	២៩៥.៩៩០.៤៩១	៧៧.០៨៧.៩៣៧	៨០.៩៤១	៥០៨.៤១១.០៨៤
បំណុលបន្ទាប់បន្សំ *	៥.៣៣៩.៣៤៤	១.២៣៩.៤៣៤	១៤.៤៨៩.៨៦១	៧៦.០៥៣.៩៨៩	១៤៣.៧៧៩.១១៣	៥៦.៣៨៤.១៧៦	២៩៧.២៨៩.៩១៧
មូលហេតុបំណុល	១.៨៦១.៩៧៩	៣០៩.៣៧២	២.១៨៩.៧២២	៤.៣៤១.៣៩៤	៨៧.៧៧២.៥៣៩	៤៣.៩០៥.៥៤៥	១៤០.៣៨០.៥៥១
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៣០២៥.៧២៣	៥៥.៣៣០	-	១៥.៤៩៨.៣៨៣	-	-	៦៨.៩៧៩.៤៣៦
បំណុលហិរញ្ញវត្ថុសរុប (ឥណ្រូតិទានក្នុងកិច្ចសន្យា)	៥.១៧២.២២៧.១៥១	៥២១.៧៥៦.១៧២	៩៧៥.៣២៣.៨៣៩	១.៩៦៥.៦៥៤.៩៨៨	១.១៨៤.១១៥.១៣៣	២៥៨.០៤៣.៤៩៤	១០.០៨០.៧២៤.៧៧៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២០.៧៤០.៦៣០.៨៧៦	២.០៩២.២៤២.២៥០	៣.៩១១.០៤៨.៥៩៤	៧.៤៩៤.៣២២.៥៤២	៤.៧៤៤.៣០១.៦៨៣	១.០៣៧.១៦០.៤១១	៤០.៤២៣.៧៦៦.៣៥៦
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្រូតិទានក្នុងកិច្ចសន្យា)	៣.៤២១.៦៣៨.៩៣៨	៤១៨.៥១៩.៤៦៨	៥៣២.៣៩៩.៣៤៤	៩៦៨.២៤៥.៩១៣	៥.០៨១.៣៣៨.៦៨៧	២.០១៩.៨៨០.៩២៣	១២.៤៤២.០២៣.២៧៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៣.៧២០.៧៧២.១៤១	១.៦៧៨.២៦៣.០៦៧	២.១៣៤.៩២១.៣៦៩	៣.៨៨២.៦៦៦.១១១	២០.៣៧២.១៦៤.១៣៥	៨.០៩៩.៧២២.៥០១	៤៩.៨៩២.៥១៣.៣២៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦០.៨៤២.០៥២	៤៤.២៤៦.៨៧០	១៤.៧៩៥.៦៣៨	៤៥.១៩៣.២៩៩	៥៥.៤៩០.៦៤១	១០៥.៧២៥.១៧៦	៤២៦.២៩៣.៦៧៦
ប្រាក់បញ្ញើរបស់អតិថិជន	៤.៥៦១.២៤១.៥០៧	៦៨០.៧៥៨.៣០៤	៦៦៦.៩០៤.១៣៧	១.២០៧.១៥៣.២៣៤	៨៦៥.៣៥៩.៩០៧	៦០.៦៩៤.៨៧៧	៨.០៤២.១១៩.៩៦៦
បំណុលគតិសន្យា	១.២៣០.២៨៧	១.៩១៦.១៦១	៣.១៧៥.៨២៤	៦.៣០៨.៩៣៥	២១.៨៨២.៣១៥	២.១៣១.៤០១	៣៦.៦៤៤.៩២៣
ប្រាក់កម្ចី *	៧.១៥៥.២១១	៦១.៣៩៤.៥២១	៩២.៩៦៧.៩១៦	៣៨៨.០២១.៤២៦	១៣៣.១៨៦.៤០៩	៤៦៦.៣៣៥	៦៨៣.១៩១.៨១៨
បំណុលបន្ទាប់បន្សំ *	-	២០៧.៧០៩	១៩.៦៨៥.៨៥៨	៦៨.៨៧៦.៥៥៨	១០២.២៣៣.៤៥៥	៥៩.៧០៣.៤៤៤	២៥០.៧០៧.០២៤
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥៧.៦៤៥.៩១៩	១៧៤.៩១៤	៦២០០	-	-	-	៥៧.៨២៧.៤៣៣
បំណុលហិរញ្ញវត្ថុសរុប (ឥណ្រូតិទានក្នុងកិច្ចសន្យា)	៤.៧៨៨.១១៤.៩៧៦	៧៨៨.៦៩៨.៤៧៩	៧៩៧.៥៣៩.៩៧៣	១.៧១៥.៥៥៣.៤៥២	១.១៧៨.១៥២.៧៧៧	២២៨.៧២១.២៣៣	៩.៤៩៦.៧៨០.៨៤០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៩.២៧២.១៦២.៧៧៨	៣.១៧៤.៥១១.៣៧៨	៣.២១០.០៩៨.៣៩១	៦.៩០៥.១០២.៦៤៤	៤.៧៤២.០៦៤.៧២៦	៩២០.៦០២.៩៦៣	៣៨.២២៤.៥៤២.៨៨០
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្រូតិទានក្នុងកិច្ចសន្យា)	៣.១៤៧.៥៣៨.៩៤៩	៤២៣.៣៦២.១០៦	៤៩៦.៣៥១.០៥០	៩៤០.៧១៥.៧១៤	៤.៨៨៤.០៥៥.៥១៤	១.៩៥៤.៦៧៤.៥៤៣	១១.៨៤៦.៦៩៧.៨៧៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១២.៦៦៨.៨៤៤.២៧០	១.៧០៤.០៧២.៤៧៧	១.៩៩៧.៤៤២.៩៧៦	៣.៧៦៦.៣៨០.៧៤៩	១៩.៦៥៨.៣២៣.៤៤៤	៧.៨៦៧.៥៦៥.០៣៦	៤៧.៦៦២.៩៥៥.៩៥២

* សមតុល្យរួបរួមបញ្ចូលនូវអត្រាការប្រាក់អថេរ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អថេរ ដែលបានកំណត់នាការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

តារាងខាងក្រោមជាព័ត៌មានលម្អិតអំពីការវិភាគទៅលើសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ។ តារាងត្រូវបានរៀបចំឡើងដោយផ្អែកលើលំហូរចូល/លំហូរចេញនៃសាច់ប្រាក់សុទ្ធដែលមិនបានធ្វើអប្បហារទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដែលបានទូទាត់លើមូលដ្ឋានជាក់ស្តែង ហើយលំហូរចូល ឬលំហូរចេញដុល ដែលមិនបានធ្វើអប្បហារទៅលើឧបករណ៍និស្សន្ទទាំងនោះដែលតម្រូវឱ្យមានការទូទាត់សរុបដុល។ សមតុល្យសាច់ប្រាក់ដែលត្រូវទូទាត់ ឬសមតុល្យដែលត្រូវទទួលគឺមិនមានបរិមាណថេរ សមតុល្យដែលបានបង្ហាញត្រូវបានកំណត់តាម យោងទៅលើអត្រាការប្រាក់ដែលបានព្យាករណ៍ទុក ដូចដែលបានបង្ហាញតាមរយៈខ្សែកោងទិន្នផលដែលកើតមានឡើងនាចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

សម្ព័ន្ធធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥						
កិច្ចសន្យាដោះដូរត្រាការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់						
- (លំហូរសាច់ប្រាក់ចូល)	-	-	(១.១៥២.១០៥)	(១៦៦.២៧៤)	-	(១.៣១៨.៣៧៩)
- លំហូរសាច់ប្រាក់ចេញ	-	-	១៣៩.០៧៩	២០.២៨៣	-	១៥៩.៣៦២
ទឹកប្រាក់ទូទាត់សុទ្ធ	-	-	(១.០១៣.០២៦)	(១៤៥.៩៩១)	-	(១.១៥៩.០១៧)
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	(៤.០៦២.២៣៤)	(៥៤៥.៤២៤)	-	(៤.៦០៧.៦៥៨)
សម្ព័ន្ធធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ១២ខែ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
កិច្ចសន្យាដោះដូរត្រាការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់						
- (លំហូរសាច់ប្រាក់ចូល)	-	(២៤៨.៧៥០)	(២.៣៣៥.៩៥២)	(៩៣៤.៩៣៣)	-	(៣.៥១៩.៦៣៥)
- លំហូរសាច់ប្រាក់ចេញ	-	៣០.០០០	២៤២.៣៥១	៩៦.៤២០	-	៣៦៨.៧៧១
ទឹកប្រាក់ទូទាត់សុទ្ធ	-	(២១៨.៧៥០)	(២.០៩៣.៦០១)	(៨៣៨.៥១៣)	-	(៣.១៥០.៨១៤)
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	(៨៤០.៤៦៩)	(៨.៤២៦.៧៤៤)	(៣.៣៧៥.០១៥)	-	(១២.៦៤២.២២៨)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

កិច្ចសន្យាដោះដូរត្រូវបានប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់

- (លំហូរសាច់ប្រាក់ចូល)

- លំហូរសាច់ប្រាក់ចេញ

ទឹកប្រាក់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
-	-	(១.១៥២.១០៥)	(១៦៦.២៧៤)	-	(១.៣១៨.៣៧៩)
-	-	១៣៩.០៧៩	២០.២៨៣	-	១៥៩.៣៦២
-	-	(១.០១៣.០២៦)	(១៤៥.៩៩១)	-	(១.១៥៩.០១៧)
-	-	(៤.០៦២.២៣៤)	(៥៨៥.៤២៤)	-	(៤.៦៤៧.៦៥៨)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

កិច្ចសន្យាដោះដូរត្រូវបានប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់

- (លំហូរសាច់ប្រាក់ចូល)

- លំហូរសាច់ប្រាក់ចេញ

ទឹកប្រាក់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
-	(២៤៨.៧៥០)	(២.៣៣៥.៩៥២)	(៩៣៤.៩៣៣)	-	(៣.៥១៩.៦៣៥)
-	៣០.០០០	២៤២.៣៥១	៩៦.៤២០	-	៣៦៨.៧៧១
-	(២១៨.៧៥០)	(២.០៩៣.៦០១)	(៨៣៨.៥១៣)	-	(៣.១៥០.៥១៤)
-	(៨៤០.៤៦៩)	(៨.៤២៦.៧៤៤)	(៣.៣៧៥.០១៥)	-	(១២.៦៤២.២២៨)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ

(i) កិច្ចសន្យាឥណទាន និង លិខិតធានា

កាលបរិច្ឆេទនៃចំនួនក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានអនុម័ត ឲ្យពន្យារឥណទាន ជូនអតិថិជន និងហ្វាស៊ីលីតឺផ្សេងៗត្រូវបានសង្ខេបក្នុងតារាងខាងក្រោម៖

	សម្ព័ន្ធធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥						
ចំណែកឥណទាននីហ្សេប័នដែលមិនបានប្រើប្រាស់	៤០១.៦៤៨.៧៥៨	-	-	-	-	៤០១.៦៤៨.៧៥៨
លិខិតធានារបស់ធនាគារ	៣០.១៥៤.៩២៩	១០.១២៥.៨០៥	៣១.៥១១.៤៩១	១០.៩៣៤.៤៤៧	៤.០២៨	៨២.៧៥២.៦០០
លិខិតឥណទាន	២៩៥.៦១០	៣.០៣៤.១១៦	៣.៦០២.៨៦០	-	-	៦.៩៣២.៥៨៦
ទឹកប្រាក់ទូទាត់ដុល (ការបង្កើនប័ណ្ណបទស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	(៣៦៩.៦៩៥)	-	-	-	-	(៣៦៩.៦៩៥)
- លំហូរសាច់ប្រាក់ចេញ	៣៦៧.៧៧៨	-	-	-	-	៣៦៧.៧៧៨
លំហូរសាច់ប្រាក់សុទ្ធ	(១.៩១៧)	-	-	-	-	(១.៩១៧)
សរុប	៤៣២.០៩៧.៣៨០	១៣.១៥៩.៩២១	៣៥.១១៤.៣៥១	១០.៩៣៤.៤៤៧	៤.០២៨	៤៩៥.៣១០.១២៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៧៣២.៧១០.៤៩៤	៥២.៧៧១.២៨៣	១៤០.៨០៨.៥៤៨	៤៣.៨៤៧.១៣២	១៦.១៥២	១.៩៧០.១៥៣.៦០៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	សម្ព័ន្ធធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ចំណែកឥណទាននីហ្សេបន៍ដែលមិនបានប្រើប្រាស់	៣០១.៧៧១.១៧០	-	-	-	-	៣០១.៧៧១.១៧០
លិខិតធានារបស់ធនាគារ	១២.១៦១.៥៥៤	១១.០៤៥.៤១៧	៣០.៧៨២.១៣១	១៣.១០២.៨៦៧	៤.០២៨	៦៧.០៩៥.៩៩៧
លិខិតឥណទាន	១.៤០៨.១៨៨	៥.៩៨៣.១៨៦	១.៨៥០.៣៨២	-	-	៩.២៤១.៧៥៦
សរុប	៣១៥.៣៤០.៩១២	១៧.០២៤.៦០៣	៣២.៦៣២.៥១៣	១៣.១០២.៨៦៧	៤.០២៨	៣៧៤.១០៨.៩២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.២៦៩.២៤៧.១៧១	៦៨.៥៤០.១២៧	១៣១.៣៤៥.៨៦៥	៥២.៧៣៩.០៤០	១៦.២១៣	១.៥២១.៨៨៨.៤១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(/) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

ចំណែកឥណទានវិបាកដែលមិនបានប្រើប្រាស់

លិខិតធានារបស់ធនាគារ

លិខិតឥណទាន

ទឹកប្រាក់ទូទាត់ដុល (ការបង្កើនប័ណ្ណបទស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)

- (លំហូរសាច់ប្រាក់ចូល)

- លំហូរសាច់ប្រាក់ចេញ

លំហូរសាច់ប្រាក់សុទ្ធ

សរុប

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

	ធនាគារ				
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក
					សរុប ដុល្លារអាមេរិក
ឥណទានវិបាកដែលមិនបានប្រើប្រាស់	៣៩៩.៥២៦.៩០៩	-	-	-	៣៩៩.៥២៦.៩០៩
លិខិតធានារបស់ធនាគារ	៣០.១៥៤.៩២៩	១០.១២៥.៨០៥	៣១.២៦៨.៥២៧	១០.៩៣៤.៤៤៧	៤.០២៨
លិខិតឥណទាន	២៩៥.៦១០	៣.០៣៤.១១៦	៣.៦០២.៨៦០	-	-
ទឹកប្រាក់ទូទាត់ដុល (ការបង្កើនប័ណ្ណបទស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)					
- (លំហូរសាច់ប្រាក់ចូល)	(៣៦៩.៦៩៥)	-	-	-	(៣៦៩.៦៩៥)
- លំហូរសាច់ប្រាក់ចេញ	៣៦៧.៧៧៤	-	-	-	៣៦៧.៧៧៤
លំហូរសាច់ប្រាក់សុទ្ធ	(១.៩១៧)	-	-	-	(១.៩១៧)
សរុប	៤២៩.៩៧៥.៥៣១	១៣.១៥៩.៩២១	៣៤.៨៧១.៣៨៧	១០.៩៣៤.៤៤៧	៤.០២៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៧២៤.២០១.៨៧៩	៥២.៧៧១.២៨៣	១៣៩.៨៣៤.២៦២	៤៣.៨៤៧.១៣២	១៦.១៥២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៤១.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	ធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ចំណែកឥណទាននីមួយៗដែលមិនបានប្រើប្រាស់	៣០០.៧៣៤.៦៣៧	-	-	-	-	៣០០.៧៣៤.៦៣៧
លិខិតធានារបស់ធនាគារ	១២.១៦១.៥៥៤	១០.៩២១.៦៦៧	៣០.៧០៦.៣៧៧	១៣.១០២.៨៦៧	៤.០២៨	៦៦.៨៩៦.៤៩៣
លិខិតឥណទាន	១.៤០៨.១៨៨	៥.៩៨៣.១៨៦	១.៤៥០.៣៨២	-	-	៩.២៤១.៧៥៦
សរុប	៣១៤.៣០៤.៣៧៩	១៦.៩០៤.៨៥៣	៣២.៥៥៦.៧៥៩	១៣.១០២.៨៦៧	៤.០២៨	៣៧៦.៨៧២.៨៨៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.២៦៥.០៧៥.១២៥	៦៨.០៤២.០៣៣	១៣១.០៤០.៩៥៥	៥២.៧៣៩.០៤០	១៦.២១៣	១.៥១៦.៩១៣.៣៦៦

(ii) ហ្វាស៊ីលីតីហិរញ្ញវត្ថុផ្សេងៗ

ហ្វាស៊ីលីតីហិរញ្ញវត្ថុផ្សេងៗ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងតារាងខាងលើដែរ ដោយផ្អែកតាមកាលបរិច្ឆេទក្នុងកិច្ចសន្យាដំបូងគេបង្អស់ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣៨ (ឃ)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤២. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចមានក្នុងកំណត់សម្គាល់លេខ ៣៩។ សម្ព័ន្ធធនាគារ និងធនាគារមានក្របខណ្ឌ និងគោលនយោបាយ ដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែង គោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតតម្លៃដោយប្រុងប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានរស់រវើកដោយ តម្លៃសមស្រប។

តម្លៃសមស្របគឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលេខរៀងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទរស់រវើក។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយការយោងទៅសម្រង់តម្លៃនៅក្នុងទីផ្សារសកម្ម ឬដោយប្រើបច្ចេកទេស វាយតម្លៃ ដោយផ្អែកលើធាតុចូលដែលអាចសង្កេតបាន ឬធាតុចូលដែលមិនអាចសង្កេតបាន។ ការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង ត្រូវបាន អនុវត្តក្នុងការជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្រប ការសន្មត និងបច្ចេកទេសគំរូដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិនត្រូវ បានគេសង្កេតឃើញក្នុងការទទួលបានតម្លៃជាក់ស្តែង។

ការកែតម្រូវការវាយតម្លៃ គឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ។ ការកែតម្រូវការវាយតម្លៃគឺដើម្បីឆ្លុះបញ្ចាំងពីភាពមិន ច្បាស់លាស់នៃការវាយតម្លៃជាទូទៅចំពោះផលិតផលដែលមិនសូវមានលក្ខណៈស្តង់ដារ មិនត្រូវបានគេជួញដូរ និងមានលក្ខណៈ ស្មុគស្មាញ។ ការកែតម្រូវការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តតាមវិធីសាស្ត្រដែលពិចារណាលើកត្តាផ្សេងៗដូចជា សន្ទនីយភាព ការទិញលក់ Spread និងតម្លៃដែលមិនអាចសង្កេត បាន និងធាតុផ្សំនៅក្នុងទីផ្សារ និងភាពមិនច្បាស់លាស់នៅក្នុងការ សន្មត និងប៉ារ៉ាម៉ែត្រ។

សម្ព័ន្ធធនាគារ និងធនាគារបន្តធ្វើឲ្យប្រសើរឡើងនៃការបង្កើត វិធីសាស្ត្រវាយតម្លៃ និងដំណើរការដើម្បីធានាថាការកំណត់ ដ៏សមហេតុផលនៃតម្លៃសមស្រប ។

ការកំណត់តម្លៃសមស្រប

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុដោយរស់រវើកតាមតម្លៃសមស្រប តាមឋានានុក្រមដូចខាងក្រោម ដែលឆ្លុះបញ្ចាំង ធាតុចូលសំខាន់ៗ ក្នុងការធ្វើការវាយតម្លៃសមស្រប៖

- កម្រិតទី១ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃដែលបាន ដកស្រង់តម្លៃ (មិនទាន់ កែតម្រូវ) ចំពោះទ្រព្យសកម្ម ឬ បំណុលដូចគ្នានៅ ក្នុងទីផ្សារសកម្ម។
- កម្រិតទី២ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃរួមមាន៖
- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម។ ឬ
 - សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នា នៅក្នុងទីផ្សារមិនសកម្ម។ ឬ
 - ធាតុចូលដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ ឬដោយប្រយោលសម្រាប់រយៈពេល ពេញនៃឧបករណ៍ហិរញ្ញវត្ថុ។
- កម្រិតទី៣ ធាតុចូលមួយ ឬច្រើនទៅលើវិធីសាស្ត្រវាយតម្លៃគឺមិនអាចមើលឃើញច្បាស់ និងសារៈសំខាន់ចំពោះការ រស់រវើក តម្លៃសមស្រប។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិត១ នៅពេលដែលការវាយតម្លៃផ្អែកលើសម្រង់តម្លៃ សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នានៅក្នុងទីផ្សារសកម្ម។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤២. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថា បានកំពុងស្រង់តម្លៃនៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃ អាចរកបានយ៉ាងងាយស្រួលពីប្រភពដែលបានបោះពុម្ពផ្សាយ និងប្រភពអាចទុកចិត្តបានហើយតម្លៃទាំងនោះតំណាងឱ្យប្រតិបត្តិ ការជាក់ស្តែង និងកើតឡើងទៀងទាត់ក្នុងទីផ្សារ នៅលើមូលដ្ឋានដំបូងដៃ (Arm's Length Basis)។

នៅពេលដែលតម្លៃសមស្រប ត្រូវបានកំណត់ដោយប្រើប្រាស់សម្រង់តម្លៃនៃទ្រព្យសកម្មនិងបំណុល ស្រដៀងគ្នានៅក្នុងទី ផ្សារសកម្ម ឬសម្រង់តម្លៃនៃទ្រព្យសកម្ម និងបំណុលដូច គ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម ទ្រព្យសកម្ម និងបំណុល ទាំងនោះ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី២។ ក្នុងករណីដែលសម្រង់តម្លៃទូទៅមិនអាចរកបាន សម្ព័ន្ធធនាគារ និងធនាគារកំណត់តម្លៃ សមស្របដោយផ្អែកលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ម៉ែត្រិកផ្សេងៗទៀត។ បច្ចេកទេសវាយតម្លៃភាគច្រើនប្រើទិន្នន័យទី ផ្សារដែលអាចអង្កេតបានរាប់បញ្ចូល តែមិនកំណត់ចំពោះខ្សែកោងទិន្នផលតម្លៃភាគហ៊ុន ការប្រែប្រួល និងអត្រាប្តូរប្រាក់បរទេស។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់ពួកគេរួមបញ្ចូល ធាតុចូលសំខាន់ៗដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូល នេះត្រូវបានកំណត់ដោយផ្អែកលើធាតុចូល ដែលអាចសង្កេតបានមានលក្ខណៈស្រដៀងគ្នាតាមការសង្កេតជាប្រវត្តិសាស្ត្រ ឬបច្ចេកទេសវិភាគផ្សេងៗ។

ប្រសិនបើតម្លៃ ឬសម្រង់តម្លៃមិនអាចរកបានសម្រាប់ឧបករណ៍ ឬឧបករណ៍ប្រហាក់ប្រហែលតម្លៃសមស្រប នឹងត្រូវបានបង្កើត ឡើងដោយប្រើបច្ចេកទេសវាយតម្លៃ ឬ Mark-to-Model។ ការវិនិច្ឆ័យអាចត្រូវបានទាមទារដើម្បីវាយតម្លៃតម្រូវការក្នុង ការកែតម្រូវការ វាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវប៉ារ៉ាម៉ែត្រដែលមិនអាចសង្កេតបាន។ គំរូវាយតម្លៃក៏ត្រូវពិចារណាលើទិន្នន័យប្រតិបត្តិការ ដែលពាក់ព័ន្ធដូចជាតណាប្រតិទាន។ បន្ទាប់មកធាតុចូលត្រូវបានកំណត់មូលដ្ឋាន និងបន្ថែមដើម្បីទទួលបានតម្លៃសមស្រប។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤២. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

តារាងខាងក្រោមបង្ហាញពីតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលបានវិភាគតាមកម្រិតផ្សេងៗក្នុងឋានានុក្រមនៃតម្លៃសមស្របគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖

(ក) ឧបករណ៍ហិរញ្ញវត្ថុរវាស់វែងតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ				ធនាគារ			
	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ការវិនិយោគហិរញ្ញវត្ថុ	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-	១៨៩.៦៧០	១៨៩.៦៧០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	១.០៥៥.០៣៣	-	១.០៥៥.០៣៣	-	១.០៥៥.០៣៣	-	១.០៥៥.០៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	១.០៥៥.០៣៣	១៨៩.៦៧០	១.២៤៤.៧០៣	-	១.០៥៥.០៣៣	១៨៩.៦៧០	១.២៤៤.៧០៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	៤.២៣០.៦៨២	៧៦០.៥៧៧	៤.៩៩១.២៥៩	-	៤.២៣០.៦៨២	៧៦០.៥៧៧	៤.៩៩១.២៥៩

	សម្ព័ន្ធធនាគារ				ធនាគារ			
	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ការវិនិយោគហិរញ្ញវត្ថុ	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-	១៨៩.៦៧០	១៨៩.៦៧០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	២.២៥០.២៤៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦	-	២.២៥០.២៤៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	២.២៥០.២៤៦	១៨៩.៦៧០	២.៤៣៩.៩១៦	-	២.២៥០.២៤៦	១៨៩.៦៧០	២.៤៣៩.៩១៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	៩.០៥៧.២៤០	៧៦៣.៤២២	៩.៨២០.៦៦២	-	៩.០៥៧.២៤០	៧៦៣.៤២២	៩.៨២០.៦៦២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤២. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

(ក) ឧបករណ៍ហិរញ្ញវត្ថុរាស់វែងតាមតម្លៃសមស្រប (ត)

ពុំមានការផ្ទេរពីការវាស់វែងនៃតម្លៃសមស្របរវាងកម្រិតទី១ និងកម្រិតទី២ និងពុំមានការផ្ទេរចូល និងចេញកម្រិតទី៣ នៃការវាស់វែងតម្លៃសមស្រប ក្នុងអំឡុងពេល៦ខែដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មិនមាន)។

១. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានកំណត់តម្លៃដោយប្រើប្រាស់វិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា និងត្រូវបានផ្ទៀងផ្ទាត់ជាមួយអ្នកផ្តល់សេវាប្តូរអត្រាការប្រាក់។ នៅក្រោមវិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា លំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ស្មានលើអត្រាការប្រាក់នាពេលខាងមុខ (ពីខ្សែកោងទិន្នផលដែលអាចសង្កេត បាននាចុងកាលបរិច្ឆេទនៃរបាយការណ៍) និងអត្រាការប្រាក់ក្នុងកិច្ចសន្យា ត្រូវបានធ្វើអប្បបរមាក្នុងអត្រាដែលឆ្លុះបញ្ចាំងពីហានិភ័យឥណទានរបស់សមភាគីផ្សេងៗ។

២. ការវិនិយោគហិរញ្ញវត្ថុ

ការវិនិយោគហិរញ្ញវត្ថុនៅ FVOCI រួមមានការវិនិយោគរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd មានចំនួន ៥% នៃការវិនិយោគសាច់ប្រាក់មូលធន និង ១% តាមរយៈសមាគមធនាគារនៅកម្ពុជា ដែលមានសមតុល្យ ១៥៣.៥២៩ ដុល្លារអាមេរិក និងការវិនិយោគនៅក្នុង SWIFT ដែលតម្រូវដោយ SWIFT SCRL ចំពោះសមាជិក ទាំងអស់របស់ខ្លួនដែលមានសមតុល្យ ៣៦.១៤១ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ មាន ១៥៣.៥២៩ ដុល្លារអាមេរិក និង ៣៦.១៤១ ដុល្លារអាមេរិករៀងគ្នា)។ មិនមានចំណេញ ឬខាតត្រូវបានទទួលស្គាល់ក្នុងចំណូលមិនផ្សេងៗទេ ដោយសារតម្លៃសមស្រប មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ ការវិនិយោគទាំងនេះមិនអាចប្តូរធុនបាននោះទេហើយក៏មិនមានទិដ្ឋភាពសម្រាប់រាជរដ្ឋាភិបាល សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណងលុបចោលការវិនិយោគទាំងនេះទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានតម្លៃប្រហែលទៅនឹងតម្លៃយោងរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មាន គឺផ្អែកលើវិធីសាស្ត្រនិងការសន្មតដូចខាងក្រោម៖

១. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗរួមមាន គណនីចរន្តដែលមិនមែនជាការប្រាក់ ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណទានរយៈពេលខ្លីនៃឧបករណ៍ទាំងនេះ។

២. ការវិនិយោគហិរញ្ញវត្ថុ

ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់រួមមាន មូលបត្រអាចជួញដូរបាន NCD ដែលបោះផ្សាយដោយធនាគារជាតិ នៃកម្ពុជា ដែលមានឥណទានតិចជាងមួយឆ្នាំ។ តម្លៃសមស្របនៃការវិនិយោគហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួន នៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណទានរយៈពេលខ្លីរបស់ឧបករណ៍ទាំងនេះ។ មូលបត្របំណុលរួមមានសញ្ញាបណ្ណសម្រាប់ប្រតិបត្តិការអាជីវកម្ម និងសញ្ញាបណ្ណរដ្ឋ ដែលត្រូវបានគិតតាមថ្លៃដើមបានរំលស់ និងមានគោលបំណងក្នុងការទិញដើម្បីរក្សាទុកការទូទាត់សងតាមឥណទាន និងទទួលបានការប្រាក់តែប៉ុណ្ណោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤២. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

៣. ឥណទាន និងបុរេប្រទាន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទានគឺ ផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចសង្កេតបាន។ នៅពេលដែល ប្រតិបត្តិការទីផ្សារ ដែលអាចសង្កេតបានមិនអាចរកបានតម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយប្រើកំរងរាយការណ៍ ដូចជា បច្ចេកទេសលំហូរសាច់ប្រាក់ដែលមានអប្បបរមា ។ ធាតុចូលទៅក្នុងបច្ចេកទេសរាយការណ៍តម្លៃមានការខាតបង់ ឥណទានដែលរំពឹងទុក អត្រាការប្រាក់ អត្រាបង់មុន និងប្រភពដើម ឬការរាលដាលទីផ្សារបន្ទាប់បន្សំ។ ចំពោះឱនភាពនៃតម្លៃឥណទានផ្អែកលើរូបភាព តម្លៃសមស្រប ត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃរូបភាពជាមូលដ្ឋាន។

ធាតុចូលទៅក្នុងកំរងអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងៗ ដែលរួមបញ្ចូលទាំងប្រតិបត្តិការដំបូង និងបន្ទាប់ ដែលបានសង្កេត។ តម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៅកាលបរិច្ឆេទនៃការរាយការណ៍។

៤. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់ អតិថិជនដែលមានឥណទានតិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឥណទានរយៈពេលខ្លីដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។ ទន្ទឹមនឹងតម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណទានលើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វាចាប់ពីសម្ព័ន្ធធនាគារ និងធនាគារបានផ្តល់ អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានឥណទាន និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ និងប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទនៃការរាយការណ៍។

៥. ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសាធារណៈទៅតាមអត្រាទីផ្សារនោះទេ។

៦. ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ មូលបត្របំណុល និងបំណុលភតិសន្យា

តម្លៃសមស្របនៃប្រាក់កម្ចី បំណុលបន្ទាប់បន្សំ មូលបត្របំណុល និងបំណុលភតិសន្យា ត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់លើទីផ្សារដែលអនុវត្តទៅ ចំពោះប្រាក់កម្ចី ដែលមានទម្រង់ហានិភ័យប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយ មានតែអត្រាការប្រាក់ដែលមានចុះកិច្ចសន្យាដែលត្រូវបានអះអាង និងត្រូវបានផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបានគិតត្រឹមកាលបរិច្ឆេទនៃការរាយការណ៍ជំនួសឱ្យអត្រាការប្រាក់នៅលើទីផ្សារជាមូលដ្ឋាន។ សម្ព័ន្ធធនាគារ និងធនាគារជឿជាក់ថា អត្រាការប្រាក់ដែលមិនមានភាពខុសគ្នាជាសាធារណៈជាមួយអត្រាការប្រាក់លើទីផ្សារជាមូលដ្ឋានទេ ហើយក៏មិនមានការប្រែប្រួលអត្រាការប្រាក់ តាមការពិចារណារបស់ម្ចាស់បំណុលចំពោះហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ នាកាលបរិច្ឆេទនៃការរាយការណ៍នោះទេ ។ តាមមូលដ្ឋាននេះ តម្លៃសមស្របរបស់ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ មូលបត្របំណុល និងបំណុលភតិសន្យា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទនៃការរាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤៣. ការគ្រប់គ្រងហានិភ័យដើមទុន

វត្ថុស័យរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន គឺមានលក្ខណៈ ទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅក្នុងតារាងតុល្យការនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលនេះ មានដូចខាងក្រោមនេះ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ប្រាក់ចំណេញដល់ភាគហ៊ុនិក និង ផលប្រយោជន៍ដល់ភាគីផ្សេងៗដែលពាក់ព័ន្ធផ្សេងៗ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារជាតិ នៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជកម្មទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធានភាព អនុបាតក្របខណ្ឌសន្ទនីយភាព និង អនុបាតប្រុងប្រយ័ត្នផ្សេងៗទៀត។

តារាងបន្ទាប់សង្ខេបពីសមាសភាពនៃមូលធនបទប្បញ្ញត្តិ ស្របតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា ហើយចំនួននេះផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកឆ្នោះពេលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ សម្ព័ន្ធធនាគារ នៅក្នុងតារាងខាងក្រោម រួមមានបីក្រុមហ៊ុន ដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ស្របតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា។

	សម្ព័ន្ធធនាគារ			
	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣៦.៩៨៣.៧០៦	១.៧៤៣.៤៨១.១៥១
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៦.៩៤១.៩២២	៤៧.១១៧.៥១៥
ចំណេញរក្សាទុក	១៧៣.៣២២.៧៧៨	២២៧.៨៩៥.២២២	៦៩៥.០២៤.៣៤០	៩១៧.២៧៤.២៦៩
ទុនប្រមូលទៅ យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា	៥២៤.៥៧៦.៥៥២	៥២៤.៥៧៦.៥៥២	២.១០៣.៥៥១.៩៧៤	២.១១១.៤២០.៦២២
ដក៖ ទ្រព្យសកម្មអង្គប្រឹក្សា	(១៤.៨៩០.៧៥៤)	(១៦.៧២០.៣០៣)	(៥៩.៧១១.៩៤០)	(៦៧.២៩៩.២២០)
ដក៖ ឥណទានភាគីពាក់ព័ន្ធ	(១៣.៩១១.៣៤៨)	(១៥.០៧៣.២៣៩)	(៥៥.៧៨៤.៥០៥)	(៦០.៦៦៩.៧៨៧)
ដក៖ ការខាតបង់ផ្សេងៗ	(៤០.៤៣៣.៩២០)	(៣៩.០០៤.៦៥៧)	(១៦២.១៤០.០១៩)	(១៥៧.០០៩.៤៤៤)
	១.០៧៣.៥៣២.៥៣៨	១.១២៦.៥៣៨.៨០៩	៤.៣០៤.៨៦៥.៤៧៨	៤.៥៣៤.៣១៤.៧០៦
ដើមទុនថ្នាក់ទី២ ដើមទុនបំពេញបន្ថែម				
សំវិធានធនទៅ យោងតាមប្រកាសធនាគារជាតិនៃកម្ពុជា(*)	១១៩.៥៥៦.៤២២	១០៥.៧៣១.៥៩៧	៤៧៩.៤២១.២៥២	៤២៥.៥៦៩.៦៧៨
បំណុលបន្ទាប់បន្សំ(**)	៣០៦.៣៧៧.២៤១	១៦៧.៦៧៧.៤៦០	១.២២៤.៥៧២.៧៣៦	៦៧៤.៩០១.៧៧៧
ដក៖ ការស្នូលរួមភាគកម្មតាមតម្លៃសុទ្ធចុះញឹកក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ	(២.០១០.០០០)	(២.០១០.០០០)	(៨.០៦០.១០០)	(៨.០៩០.២៥០)
	៤២៣.៩២៣.៦៦៣	២៧១.៣៩៩.០៥៧	១.៦៩៥.៩៣៣.៨៨៨	១.០៩២.៣៨១.២០៥
	១.៤៩៧.៤៥៦.២០១	១.៣៩៧.៩៣៧.៨៦៦	៦.០០០.៧៩៩.៣៦៦	៥.៦២៦.៦៩៥.៩១១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់រយៈពេល ៣ខែ និង៦ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

៤៣. ការគ្រប់គ្រងហានិភ័យដើមទុន (ត)

	ធនាគារ			
	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣៦.៩៨៣.៧០៦	១.៧៤៣.៤៨១.១៥១
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៦.៩៤១.៩២២	៤៧.១១៧.៥១៥
ចំណេញរក្សាទុក	១៤៩.៨៥៥.៤៧៤	២០៤.២០៤.៩៩៧	៦០០.៩២០.៤៥១	៨២១.៩២៥.១១៣
ទុនប្រុងទុក យោងតាមប្រកាសធនាគារជាតិ នៃ កម្ពុជា	៥១០.៧៤១.៥៥៦	៥១០.៧៤១.៥៥៦	២.០៤៤.០៧៣.៦៤០	២.០៥៥.៧៣៤.៧៦៣
ដក៖ ទ្រព្យសកម្មអរូបី	(១៣.៥០៨.១៨៩)	(១៥.១៤៥.៣៩២)	(៥៤.១៦៧.៨៣៤)	(៦០.៩៦០.២០៣)
ដក៖ ឥណទានគាត់ពាក់ព័ន្ធ	(១៣.៣២៩.៣១៤)	(១៤.៥៦២.៤២៤)	(៥៣.៤៥០.៥៦៥)	(៥៨.៦១៣.៧៧៣)
	១.០៧៨.៦២៨.៧៥៧	១.១៣០.១០៧.៩៦៧	៤.៣២៥.៣០១.៣១៦	៤.៥៤៨.៦៨៤.៥៦៦
ដើមទុនថ្នាក់ទី២ ដើមទុនបំពេញបន្ថែម				
សំវិធានទុនទៅ យោងតាមប្រកាសធនាគារជាតិ នៃ កម្ពុជា(*)	១១៦.៧៩៤.៣៣៤	១០៣.០២៣.៩៩៣	៤៦៨.៣៤៥.២៧៩	៤១៤.៦៧១.៥៧២
បំណុលបន្ទាប់បន្សំ(**)	៣០៦.៣៧៧.២៤១	១៦៧.៦៧៧.៤៦០	១.២២៨.៥៧២.៧៣៦	៦៧៤.៩០១.៧៧៧
ដក៖ ការស្នូលរួមភាគកម្មតាមតម្លៃសុទ្ធចុះញឹក្នុងគ្រឹះស្ថាន ធនាគារហិរញ្ញវត្ថុ	(៧១.៣១២.៧១៦)	(៧១.៣១២.៧១៦)	(២៨៥.៩៦៣.៩៩១)	(២៨៧.០៣៣.៦៨២)
	៣៥១.៨៥៨.៨៥៩	១៩៩.៣៨៨.៧៣៧	១.៤១០.៩៥៤.០២៤	៨០២.៥៣៩.៦៦៧
	១.៤៣០.៤៨៧.៦១៦	១.៣២៩.៤៩៦.៧០៤	៥.៧៣៦.២៥៥.៣៤០	៥.៣៥១.២២៤.២៣៣

(*) នេដាប់បញ្ចូលទាំងសមតុល្យនៃទុនប្រុងទុកតាមបទប្បញ្ញត្តិលើការប្រាក់បង្គំចំនួន ៣៩.៩២៦.៩៤៣ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធនៃធនាគារ និងចំនួន ៣៨.៨១០.៧៧២ ដុល្លារអាមេរិក សម្រាប់ធនាគារ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣២.៣៣២.០៥៤ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធនៃធនាគារ និង ៣១.១៩៦.៥៧៣ ដុល្លារអាមេរិក សម្រាប់ធនាគារ) ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចូលទៅក្នុង ដើមទុនថ្នាក់ទី២ វិញសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងសម្រាប់ឆ្នាំដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

(**) បង្ហាញពីបំណុលបន្ទាប់បន្សំ និង មូលបត្របំណុល ត្រូវបានអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងជាផ្នែកនៃដើមទុនបំពេញបន្ថែម និងបង្ហាញតែចំនួនប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។

៤៤. ព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការិយបរិច្ឆេទរាយការណ៍

អំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តជាឯកច្ឆ័ន្ទលើការបោះផ្សាយមូលបត្របន្ទាប់បន្សំ នូវទឹកប្រាក់ចំនួន ១០០.០០០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំ ៧,៥០% រយៈពេលប្រាំពីរឆ្នាំ ដោយមានលក្ខខណ្ឌតម្រូវតាមការពេញចិត្តពីគណៈគ្រប់គ្រង។ មូលបត្រនេះ នឹងបង្ហាញពីការរំលស់ប្រាក់ដើមប្រចាំឆ្នាំ ដែលចាប់ផ្តើមពីឆ្នាំទីបី។ វាត្រូវបានអនុម័តដោយ ធនាគារ ជាតិ នៃកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងដំណើរការនីតិវិធីច្បាប់បន្ថែម និងស្នើសុំការអនុម័តពីអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ជាមួយនឹងការចេញផ្សាយ ដែលរំពឹងទុកត្រឹមខែតុលា ឆ្នាំ២០២៥ នេះ។